

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុរួម និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែកចន្លោះពេល

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និង

របាយការណ៍របស់សវនករឯករាជ្យ ស្តីពីរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុរួម និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែកចន្លោះពេល
គិតត្រឹម និង សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

មាតិកា

ទំព័រ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

១ - ៦

របាយការណ៍របស់សវនករឯករាជ្យ

៧ - ១២

របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល៖

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមចន្លោះពេល

១៣

របាយការណ៍ចំណេញឬខាត និងលទ្ធផលលម្អិតផ្សេងៗរួមចន្លោះពេល

១៤ - ១៥

របាយការណ៍បម្រែបម្រួលមូលធនរួមចន្លោះពេល

១៦ - ១៧

របាយការណ៍លំហូរសាច់ប្រាក់រួមចន្លោះពេល

១៨ - ១៩

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែកចន្លោះពេល

២០

របាយការណ៍ចំណេញឬខាត និងលទ្ធផល លម្អិតផ្សេងៗដោយឡែកចន្លោះពេល

២១

របាយការណ៍បម្រែបម្រួលមូលធនដោយឡែកចន្លោះពេល

២២ - ២៣

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែកចន្លោះពេល

២៤ - ២៥

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល

២៦ - ២៤១



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់បង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ហៅកាត់ថា (“ធនាគារ”) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ (ដែលតទៅនេះ ទាំងធនាគារ និងក្រុមហ៊ុន បុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា “សម្ព័ន្ធធនាគារ”) និង របាយការណ៍ហិរញ្ញវត្ថុដោយឡែកចន្លោះពេលរបស់ធនាគារគិតត្រឹម និង សម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (ដែលតទៅនេះ ហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”)។

អំពីសម្ព័ន្ធធនាគារ និងធនាគារ

មុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបាន បង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយធ្វើប្រតិបត្តិការជាធនាគារ ឯកទេស ដែលមានទីស្នាក់ការកណ្តាលនៅ រាជធានីភ្នំពេញ និងមានសាខាចំនួន ១៤ ក្នុងព្រះរាជាណាចក្រ កម្ពុជា។ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារជាតិ នៃ កម្ពុជា (“NBC”) បានផ្តល់អាជ្ញាបណ្ណដល់ធនាគារ ជាធនាគារពាណិជ្ជកម្ម សម្រាប់រយៈពេលបីឆ្នាំគិតចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ អាជ្ញាបណ្ណរបស់ធនាគារ ត្រូវបានប្តូរសារជាថ្មីម្តងទៀតទៅជាអាជ្ញាបណ្ណ អចិន្ត្រៃយ៍។ ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ធនាគារ អាចបង្កើតការិយាល័យបន្ថែមទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអាចផ្លាស់ប្តូរទីតាំងការិយាល័យ ដែលបានចុះបញ្ជីរួចហើយ ដោយចុះបញ្ជីផ្លាស់ប្តូរទាំងនោះ នៅក្រសួងពាណិជ្ជកម្ម (“MOC”) និងត្រូវមានការអនុម័តយល់ព្រមពីធនាគារជាតិ នៃ កម្ពុជា។

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារជោគជ័យនៅក្នុងការចុះបញ្ជីនៅក្នុងទីផ្សារមូលបត្រកម្ពុជា (“ផមក”)។ ភាគហ៊ុន ថ្មីត្រូវបានបោះផ្សាយចំនួន ៤.៣៤៤.៨៦៥ ភាគហ៊ុន ក្នុងតម្លៃចារឹក ៤.០០០ រៀល (០,៩៨ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន នៅក្នុង តម្លៃបោះផ្សាយ ១៦.២០០ រៀល (៣,៩៧ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន។ ធនាគារទទួលបានទឹកប្រាក់ពីការបោះផ្សាយលក់ មូលបត្រជាសាធារណៈលើកដំបូង (“IPO”) ចំនួន ១៧.០៨២.១០៥ ដុល្លារអាមេរិក និងចំណាយថ្លៃដើមអស់ ១.០៣១.០២៥ ដុល្លារអាមេរិក ដែលទទួលបានបុព្វលាភភាគហ៊ុនចំនួន ១១.៧០៦.២១៥ ដុល្លារអាមេរិក (៤៨.២៣៥.៤៥៩ ពាន់រៀល)។

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្ចាស់ភាគហ៊ុនបានអនុម័តឱ្យកែប្រែលក្ខន្តិកៈក្រុមហ៊ុនទាក់ទងនឹងការបង្កើនដើមទុន សម្រាប់ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង។ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារបានដាក់លិខិតស្នើសុំទៅ ធនាគារជាតិ នៃ កម្ពុជា ក្នុងការបង្កើនដើមទុន ហើយត្រូវបានអនុម័តនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ ការកែប្រែលក្ខន្តិកៈធនាគារ ក៏ត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

ធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ រួមមាន អេស៊ីលីដា ឡារ លីមីធីត (ហៅកាត់ថា “ABL”) និង ស្ថាប័ន មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (ហៅកាត់ថា “AMM”) គឺនៅក្នុងវិស័យហិរញ្ញវត្ថុ និងមានប្រតិបត្តិការ ២៦៤ ការិយាល័យទូទាំងខេត្តក្រុង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៣៧ ការិយាល័យ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ១៧ ការិយាល័យ នៅ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងៗទៀតរបស់ធនាគារមាន ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក (ហៅកាត់ថា “ACS”) គឺនៅក្នុងវិស័យមូលបត្រ និងសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក (ហៅកាត់ថា “AUB”) គឺនៅក្នុងវិស័យអប់រំ។

អំពីសម្ព័ន្ធធនាគារ និងធនាគារ (ត)

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ និយ័តកម្មមូលបត្រកម្ពុជា (“ន.ម.ក”) បានអនុម័តសំណើរបស់ធនាគារសម្រាប់ជាភ្នាក់ងារទូទាត់សាច់ប្រាក់ ភ្នាក់ងារចុះបញ្ជី និងភ្នាក់ងារផ្ទេរប្រាក់របស់ខ្លួន ហើយ ACS ជាភ្នាក់ងារមូលបត្របំណុល នៅពេលធនាគារបោះផ្សាយនូវមូលបត្របំណុលបែតងនៅលើទីផ្សារមូលបត្រកម្ពុជា។

សកម្មភាពអាជីវកម្មចម្បង

ធនាគារធ្វើប្រតិបត្តិការក្រោមបទប្បញ្ញត្តិរបស់ធនាគារជាតិ នៃ កម្ពុជា ដោយផ្ដោតជាពិសេសលើការផ្តល់ឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត សម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ព្រមទាំង សកម្មភាពអាជីវកម្មដទៃទៀត ដែលក្រុមប្រឹក្សាភិបាលជឿជាក់ថាគាំទ្រដល់គោលបំណងទាំងនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ ABL ចំនួន ៩៩,៩០% ហើយសកម្មភាពអាជីវកម្មចម្បង គឺការផ្តល់សេវាធនាគារ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ ACS ទាំងស្រុង ហើយសកម្មភាពអាជីវកម្មចម្បង គឺការផ្តល់សេវាជាល្អប្រសើរដល់សាមូលបត្រ និងសេវាផ្សេងៗទៀត ដែលបានអនុម័តដោយគណៈកម្មការមូលបត្រកម្ពុជា (“គ.ម.ក”) (បច្ចុប្បន្ន ជា ន.ម.ក)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ AUB ចំនួន ៧៦,៦០៩% ហើយសកម្មភាពអាជីវកម្មចម្បង គឺបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញហិរញ្ញវត្ថុ និងធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ AMM ទាំងស្រុង និង AMM ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការជា ស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ដោយផ្តល់នូវសេវាផ្នែកមីក្រូហិរញ្ញវត្ថុមួយចំនួនជូនទីផ្សារសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប និងសកម្មភាពផ្សេងៗទៀតដែលអនុញ្ញាតដោយអាជ្ញាធរត្រួតពិនិត្យផ្នែកមីក្រូហិរញ្ញវត្ថុក្នុងប្រទេសមីយ៉ាន់ម៉ា។

លទ្ធផលហិរញ្ញវត្ថុចន្លោះពេល

លទ្ធផលហិរញ្ញវត្ថុចន្លោះពេលដែលបានធ្វើសវនកម្មរបស់សម្ព័ន្ធធនាគារ និង ធនាគារ សម្រាប់ដំណាច់ ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួមចន្លោះពេល និង របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែកចន្លោះពេលនៅលើទំព័រ ៩១៤-១៥ និងទំព័រទី ២១។

ភាគលាភត្រូវបានប្រកាស និងត្រូវបានទូទាត់ក្នុងអំឡុងការិយបរិច្ឆេទ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្រាប់សម្ព័ន្ធធនាគារ និងធនាគារ មានចំនួន ១៤.៨០៥.៤៨០ ដុល្លារអាមេរិក (ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ សម្រាប់សម្ព័ន្ធធនាគារ និងធនាគារ មានចំនួន ៧២.៦៩៥.៣៤៣ ដុល្លារអាមេរិក)។

ដើមទុន និង បុព្វលាភភាគហ៊ុន

ដើមទុន និងបុព្វលាភភាគហ៊ុនត្រូវបានចាត់ថ្នាក់ជាមូលធន។ ថ្លៃដើមបន្ថែមទាក់ទងដោយផ្ទាល់លើការបោះផ្សាយដើមទុនថ្មី ត្រូវបានបង្ហាញក្នុងមូលធនបន្ទាប់ពីបានកាត់ពន្ធពីសាច់ប្រាក់ទទួលបានពីការលក់ភាគហ៊ុន។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តរវាងទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ឥណទានអាក្រក់ និងឥណទានសង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការជម្រះបុរេប្រទាន និងឥណទានអាក្រក់លុបចេញពីបញ្ជី ឬការធ្វើសំវិធានធនបុរេប្រទាន និងឥណទានសង្ស័យ ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់បុរេប្រទាន និងឥណទានអាក្រក់ទាំងអស់ដែលបានដឹងត្រូវបានជម្រះចេញពីបញ្ជី និងបានកាត់ត្រាសំវិធានធនពេញលេញសម្រាប់បុរេប្រទាន និងឥណទានអាក្រក់ និងឥណទានសង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏ស្មុគ្រឹះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីស្ថានភាពណាមួយដែលនាំឱ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬសំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ មានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការដែលមានមូលដ្ឋានសមស្របដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងឡាយ ដែលទំនងជាមិនអាចបម្រើនៅក្នុងប្រតិបត្តិការអាជីវកម្មទៅតាមតម្លៃ ដែលបានកាត់ត្រានៅក្នុងបញ្ជីគណនេយ្យត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រើប្រាស់ និងទទួលបានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏ស្មុគ្រឹះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការវាយតម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល របស់សម្ព័ន្ធធនាគារ និងធនាគារ ថាមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ៖

- (ក) ពុំមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទមក ដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ និង
- (ខ) ពុំមានបំណុលយថាហេតុណាមួយដែលកើតមាន ឬអាចនឹងកើតមានឡើងចំពោះសម្ព័ន្ធធនាគារ និងធនាគារចាប់តាំងពីចុងការិយបរិច្ឆេទមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេល ១២ខែ បន្ទាប់ពីចុងបញ្ចប់ការិយបរិច្ឆេទដែលនឹងមាន ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់សម្ព័ន្ធធនាគារ ឬធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីកាលៈទេសៈណាមួយដែលមិនបានរែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលនឹងបណ្តាលឱ្យចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុង ការិយបរិច្ឆេទ ហិរញ្ញវត្ថុនេះ មិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តពីសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយឡើយ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ការិយបរិច្ឆេទនេះ រហូតដល់កាលបរិច្ឆេទនៃ របាយការណ៍នេះ ពុំមានសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយដែលអាចជះឥទ្ធិពលជាសារវន្តដល់លទ្ធផលនៃ ប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការប្រតិបត្តិ

សមាជិកក្រុមប្រឹក្សាភិបាលដែលបានបម្រើការក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

▪ លោក ឆាយ សៀន	ប្រធានក្រុមប្រឹក្សាភិបាល (អភិបាលមិនប្រតិបត្តិ)
▪ បណ្ឌិត អ៊ិន ចាន់នី	សមាជិក (អភិបាលប្រតិបត្តិ)
▪ លោក Kyosuke Hattori	សមាជិក (អភិបាលមិនប្រតិបត្តិ)
▪ បណ្ឌិត Albertus Bruggink	សមាជិក (អភិបាលមិនប្រតិបត្តិ)
▪ លោក Stéphane Mangiavacca	សមាជិក (អភិបាលមិនប្រតិបត្តិ)
▪ លោក Kay Lot	សមាជិក (អភិបាលឯករាជ្យ) (ប្រសិទ្ធិភាពនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ អតីតជាអភិបាលមិនប្រតិបត្តិ)
▪ លោក Pieter Kooi	សមាជិក (អភិបាលឯករាជ្យ)
▪ បណ្ឌិត ហេង ឪណា	សមាជិក (អភិបាលឯករាជ្យ)
▪ លោកស្រី Phurik Ratana	សមាជិក (អភិបាលឯករាជ្យ)

សមាជិកគណៈកម្មាធិការប្រតិបត្តិដែលបានបម្រើការក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

▪ បណ្ឌិត អ៊ិន ចាន់នី	ប្រធាននាយកប្រតិបត្តិ
▪ លោកស្រី ម៉ារ អមរា	គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់ហិរញ្ញវត្ថុ
▪ លោក លី ថៃ	គណៈប្រធាននាយកប្រតិបត្តិជាន់ខ្ពស់អភិបាលកិច្ច
▪ លោកស្រី ប៊ុត ប៊ុនសីហា	គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់នីតិកម្ម និង លេខាធិការក្រុមហ៊ុន
▪ លោក ម៉ាច់ ធាវី	គណៈប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ព័ត៌មានវិទ្យា
▪ បណ្ឌិត ឡឹង សុភាព	គណៈប្រធាននាយកប្រតិបត្តិហានិភ័យ
▪ លោក យិន វីរៈ	គណៈប្រធាននាយកប្រតិបត្តិគណនេយ្យ
▪ លោកស្រី សុខ សោភា	គណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ ចន្លោះពេល

អ្នកគ្រប់គ្រងទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលត្រូវបានរៀបចំឡើង និងបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុចន្លោះពេល គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ លទ្ធផលហិរញ្ញវត្ថុ ចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង៩ខែ ដែលបានបញ្ចប់ និងលំហូរសាច់ប្រាក់ចន្លោះពេលសម្រាប់ដំណាច់ ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់ របស់សម្ព័ន្ធធនាគារ និងធនាគារ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”) ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ អ្នកគ្រប់គ្រង ចាំបាច់ត្រូវតែ៖

- (i) អនុលោមតាមគោលនយោបាយគណនេយ្យដ៏សមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តឱ្យមានសង្គតិភាព
- (ii) អនុវត្តតាមតម្រូវការលាតត្រដាងព័ត៌មាន ដែលអនុលោមទៅតាម ស.រ.ទ.ហ.អ.ក ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឱ្យមានភាពពិត និងត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានសមស្រប នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល
- (iii) រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព
- (iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលក្នុងមូលដ្ឋាននៃការបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមិនមានភាពសមស្របដែលសន្មតថាសម្ព័ន្ធធនាគារ និងធនាគារនឹងបន្តនិរន្តរភាពនៃដំណើរការអាជីវកម្មនាពេលអនាគត
- (v) ត្រួតពិនិត្យ និងដឹកនាំសម្ព័ន្ធធនាគារ និងធនាគារឱ្យមានប្រសិទ្ធភាព តាមការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពលដល់ប្រតិបត្តិការ និងដំណើរការរបស់សម្ព័ន្ធធនាគារ និងធនាគារ ហើយត្រូវប្រាកដថា កិច្ចការទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល និង
- (vi) ការថែរក្សាទ្រព្យសម្បត្តិរបស់សម្ព័ន្ធធនាគារ និងធនាគារ ហើយក៏ត្រូវចាត់វិធានការឱ្យបានសមស្រប ដើម្បីទប់ស្កាត់ និងរកឱ្យឃើញនូវការកើនឡើង និងភាពមិនប្រក្រតីផ្សេងៗ។

អ្នកគ្រប់គ្រង ធានាអះអាងថា សម្ព័ន្ធធនាគារ និងធនាគារ បានអនុវត្តតាមរាល់តម្រូវការដូចបានរាយការណ៍ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

(Signature)

លោកស្រី ម៉ារ អមរា
គណៈប្រធាននាយិកាប្រតិបត្តិជាន់ខ្ពស់ហិរញ្ញវត្ថុ



(Signature)
លោក អ៊ុន ចាន់នី
ប្រធាននាយិកាប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល

របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ព្រមទាំងកំណត់សម្គាល់ទាំងឡាយដែលភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅ
ទំព័រទី ២៦ ដល់ទី ២៤១ បានបង្ហាញយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុចន្លោះពេលគិតត្រឹម
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ លទ្ធផលហិរញ្ញវត្ថុចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង៩ខែ ដែលបានបញ្ចប់ និង
លំហូរសាច់ប្រាក់ចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់ របស់សម្ព័ន្ធធនាគារ និងធនាគារ បាន
អនុលោមទៅតាម ស.វ.ទ.ហ.អ.ក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

បញ្ជាក់លេខដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ។



លោក នាយ សៀន
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤



របាយការណ៍សវនកម្មឯករាជ្យ

ជូនភាគទុនិកធនាគារ អេស៊ីលីដា ភីអិលស៊ី

**របាយការណ៍សវនកម្មចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល
(របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល)**

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែកចន្លោះពេល បានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសាវ័ន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរួមចន្លោះពេលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី (ហៅកាត់ថា ធនាគារ) និងក្រុមហ៊ុនបុត្រសម្ព័ន្ធ (ជាមួយហៅកាត់ថា សម្ព័ន្ធធនាគារ) គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងស្ថានភាពហិរញ្ញវត្ថុដោយឡែកចន្លោះពេលរបស់ធនាគារ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ លទ្ធផលហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល ព្រមទាំងលំហូរសាច់ប្រាក់រួម និងដោយឡែកចន្លោះពេលសម្រាប់ដំណាច់ការិយបរិច្ឆេទ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា (ហៅកាត់ថា CIFRS)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមចន្លោះពេល គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតរួមចន្លោះពេល សម្រាប់រយៈពេល ៣ខែ និង៩ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤
- របាយការណ៍បម្រែបម្រួលមូលធនរួមចន្លោះពេល សម្រាប់រយៈពេល៩ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤
- របាយការណ៍លំហូរសាច់ប្រាក់រួមចន្លោះពេល សម្រាប់រយៈពេល៩ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤
- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែកចន្លោះពេល គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤
- របាយការណ៍ចំណេញ-ខាត និងលទ្ធផលលម្អិតដោយឡែកចន្លោះពេល សម្រាប់រយៈពេល៣ខែ និង៩ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤
- របាយការណ៍បម្រែបម្រួលមូលធនដោយឡែកចន្លោះពេល សម្រាប់រយៈពេល៩ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤
- របាយការណ៍លំហូរសាច់ប្រាក់ដោយឡែកចន្លោះពេល សម្រាប់រយៈពេល៩ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល រួមទាំងព័ត៌មានគោលការណ៍គណនេយ្យ ជាសាវ័ន្ត និង ព័ត៌មានពន្យល់ផ្សេងៗទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា ស្តង់ដារសវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌ ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេលនៅក្នុងរបាយការណ៍សវនកររបស់យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីសម្ព័ន្ធធនាគារ និងធនាគារ ដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំង ស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (ហៅកាត់ថា ក្រមសីលធម៌អន្តរជាតិ) និង អនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនកម្មកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ វគសក) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេល នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញកាតព្វកិច្ចក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ផ្សេងៗទៀត ដែលកំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌ វគសក។

បញ្ហាសវនកម្មសំខាន់ៗ

បញ្ហាសវនកម្មសំខាន់ៗគឺជាបញ្ហាទាំងឡាយណាដែលនៅក្នុងការវិនិច្ឆ័យវិជ្ជាជីវៈរបស់យើងខ្ញុំ មានសារសំខាន់បំផុតក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេល ក្នុងការិយបរិច្ឆេទ។ យើងខ្ញុំកំណត់បញ្ហាសវនកម្មសំខាន់ៗមួយគឺ សំវិធានធនសម្រាប់ការខាតពីការថយចុះតម្លៃនៃឥណទាន និងបុរេប្រទាន។ បញ្ហានេះត្រូវបានដោះស្រាយនៅក្នុងបរិបទនៃការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកចន្លោះពេលទាំងមូល និងនៅក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ ហើយយើងខ្ញុំមិនបញ្ចេញមតិយោបល់ដាច់ដោយឡែកចំពោះបញ្ហានេះទេ។

បញ្ហាសវនកម្មសំខាន់	ព័ត៌មានដែលយើងខ្ញុំដោះស្រាយបញ្ហាសវនកម្មសំខាន់ៗ
សំវិធានធនសម្រាប់ការខាតពីការថយចុះតម្លៃ នៃ ឥណទាន និងបុរេប្រទាន ឥណទាន និងបុរេប្រទាន មានចំនួនប្រមាណ ៦៤,២១% និង ៦៣,៧០% នៃទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារនិងធនាគារ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ ផលប្រកួតឥណទានរបស់សម្ព័ន្ធធនាគារនិងធនាគារ រួមមាន ឥណទាន និងបុរេប្រទានផ្តល់ឱ្យអតិថិជន (ទាំង ក្រុមហ៊ុនសាជីវកម្ម និង ឯកត្តជន) ក្នុងវិស័យអាជីវកម្មសម្រាប់ការលក់បោះជុំ និងលក់	នីតិវិធីសវនកម្មរបស់យើង មានដូចខាងក្រោម៖ - ស្វែងយល់ វាយតម្លៃ លើការកំណត់ និងការអនុវត្ត ព្រមទាំងពិនិត្យលើប្រសិទ្ធភាពនៃការគ្រប់គ្រងសំខាន់ៗ ទៅលើសំវិធានធនសម្រាប់ការខាតពីការថយចុះតម្លៃ។ ការត្រួតពិនិត្យទាំងនេះ ក្នុងចំណោមការត្រួតពិនិត្យផ្សេងៗទៀត រួមមាន៖ - ការត្រួតពិនិត្យលើការស្នើសុំឥណទាន និងត្រួតពិនិត្យលើឥណទាន - ការកំណត់រកកំណើនហានិភ័យឥណទានជាសារវន្ត - ការត្រួតពិនិត្យលើលទ្ធភាពសងរបស់អ្នកខ្ចី

បញ្ហាសវនកម្មសំខាន់ៗ	ពិនិត្យដែលយើងខ្ញុំដោះស្រាយបញ្ហាសវនកម្មសំខាន់ៗ
សំណើធនសម្រាប់ការខាតពីការថយចុះតម្លៃ នៃ ឥណទាន និងបុរេប្រទាន (ត) រាយ សេវាកម្ម និងកសិកម្ម។ សូមយោងទៅកំណត់សម្គាល់ ៣៩.១(ឃ)(២) សម្រាប់ព័ត៌មានលម្អិត។ គំរូនៃការខាតបង់ឥណទានរំពឹងទុក (ECL) របស់សម្ព័ន្ធធនាគារ និងធនាគារ មានសារៈសំខាន់យ៉ាងខ្លាំងចំពោះការធ្វើសវនកម្មរបស់យើង ដោយសារវាតម្រូវឱ្យប្រើប្រាស់គំរូស្មុគស្មាញ និងការសន្មតសំខាន់ៗ អំពីស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត និងស្ថានភាពឥណទាន។ គំរូECL នេះតម្រូវឱ្យមានការវិនិច្ឆ័យល្អិតល្អន់ និងបកស្រាយនៅក្នុងការអនុវត្តទៅតាមតម្រូវការរបស់ CIFRS 9 ស្តីពីឧបករណ៍ហិរញ្ញវត្ថុ ដែលតម្រូវឱ្យមានការបង្ហាញអំពីការប៉ាន់ស្មានភាពមិនច្បាស់លាស់ ក្នុងកម្រិតខ្ពស់។ ការវិនិច្ឆ័យសំខាន់ៗ ក្នុងការអនុវត្តតាមតម្រូវការគណនេយ្យ សម្រាប់ការវាស់វែង ECL មានដូចខាងក្រោម៖ • ដាក់ជាក្រុមនូវទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានលក្ខណៈហានិភ័យឥណទានប្រហាក់ប្រហែលគ្នាក្នុងគោលបំណងសម្រាប់ការវាស់វែង ECL។ • ជ្រើសរើសគំរូ និងការសន្មតសមស្រប សម្រាប់ការវាស់វែង ECL។ • កំណត់លក្ខណៈវិនិច្ឆ័យ សម្រាប់កំណត់កឥណទានអតិថិជន ដែលមានកំណើនហានិភ័យឥណទានជាសារវន្ត (SICR) និង • អនុវត្តការសន្មត និងការវិភាគចំពោះលំហូរសាច់ប្រាក់រំពឹងទុកនាពេលអនាគត និងព័ត៌មានដែលរំពឹងទុកទៅថ្ងៃអនាគត។ សេចក្តីលម្អិតនៃគោលការណ៍គណនេយ្យ ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងការប៉ាន់ស្មានភាពមិនច្បាស់លាស់ ក៏ដូចជាការគ្រប់គ្រងហានិភ័យឥណទាន ដែលសម្ព័ន្ធធនាគារ និងធនាគារបានប្រើប្រាស់ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់	- ការត្រួតពិនិត្យឡើងវិញជាញឹកញាប់ នៃតម្លៃទ្រព្យធានា និង - ភាពត្រឹមត្រូវនៃការបញ្ចូលទិន្នន័យ។ • វាយតម្លៃថាតើវិធីសាស្ត្រ និងការសន្មតដែលបានប្រើប្រាស់នៅក្នុងគំរូ ECL មានសង្គតិភាព ជាមួយនឹងតម្រូវការរបស់ CIFRS 9 ឬទេ។ • ពិនិត្យគំរូឥណទាន ដើម្បីពិនិត្យអំពីភាពសមស្របនៃការផ្តល់ចំណាត់ថ្នាក់ហានិភ័យឥណទាន និងដំណាក់កាលរបស់វា ព្រមទាំងវាយតម្លៃចំពោះការវាយតម្លៃ និងការសន្និដ្ឋានរបស់គណៈគ្រប់គ្រងទៅលើលទ្ធភាព នៃការសងប្រាក់ត្រឡប់មកវិញ និងចំណាត់ថ្នាក់ឥណទានដែលបានជ្រើសរើស។ • វាយតម្លៃទៅលើដំណើរការ ដែលគណៈគ្រប់គ្រងបានប្រើប្រាស់ដើម្បីបង្កើតព័ត៌មាននាពេលអនាគត ដែលបានប្រើក្នុងគំរូECL និងផ្ទៀងផ្ទាត់ភាពសមស្របរបស់វា ដោយធៀបជាមួយនឹងព័ត៌មានជាសាធារណៈ និងការយល់ដឹងរបស់យើង ចំពោះផលបត្រឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារ និងវិស័យអាជីវកម្ម ដែលសម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការ។ ជាងនេះទៅទៀត យើងបានវាយតម្លៃកម្រិតនៃការពាក់ព័ន្ធចម្បងរបស់កត្តាម៉ាក្រូសេដ្ឋកិច្ចដែលបានជ្រើសរើស ចំពោះអត្រានៃការមិនសងប្រាក់ ក៏ដូចជាផលប៉ះពាល់នៃបម្រែបម្រួល ECL ទាំងនេះ។ • ពិនិត្យទៅលើភាពត្រឹមត្រូវ នៃធាតុចូលសំខាន់ៗដែលបានបញ្ចូលទៅក្នុងគំរូ ECL ដោយធ្វើការប្រៀបធៀបជាមួយនឹងប្រព័ន្ធនៃប្រភពឯកសារ និងឯកសារ។ • គណនាឡើងវិញនូវមូលដ្ឋានគំរូ ECL ដើម្បីពិនិត្យមើលភាពត្រឹមត្រូវ នៃការគណនាគំរូ ECL។ • វាយតម្លៃលើភាពគ្រប់គ្រាន់ នៃការលាតត្រដាងព័ត៌មាន ដើម្បីធានានូវការអនុលោមតាម CIFRS 9។ ជាលទ្ធផលនៃនីតិវិធីទាំងនេះ យើងបានកំណត់ថាការសន្មតសំខាន់ៗនៃការប៉ាន់ស្មានរបស់គណៈគ្រប់គ្រង គឺមានភាពសមស្រប ផ្អែកទៅតាមភស្តុតាងដែលមាន។

បញ្ហាសវនកម្មសំខាន់	ព័ត៌មានដែលយើងខ្ញុំដោះស្រាយបញ្ហាសវនកម្មសំខាន់ៗ
២(ង)(vii) កំណត់សម្គាល់ ៤ និងកំណត់សម្គាល់ ៣៩.១ នៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។	

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរួមមាន របាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានហិរញ្ញវត្ថុបន្ថែម ទៅតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល និងរបាយការណ៍សវនកម្មរបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗ ដើម្បីពិចារណាថាតើព័ត៌មានផ្សេងៗទាំងនោះ មានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្នែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្នែកទៅលើការងារដែលយើងខ្ញុំបានបំពេញ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល ឱ្យចៀសផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការភ្លេចបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាមួយប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះ

ពេល

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថា របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេលទាំងមូល ពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើង ដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថាវាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេលទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេលដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយពាក់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនា ដោយសារការក្លែងបន្លំមែន ការសមគំនិត ការក្លែងបន្លំឯកសារ ការលុបបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីពាក់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់សម្ព័ន្ធធនាគារ និងធនាគារទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រងអាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន ថា តើវាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យជាដុំកំរួនទៅលើលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាវាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល ចំពោះការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល ឬប្រសិនបើការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឱ្យសម្ព័ន្ធធនាគារ និងធនាគារឈប់បន្តនិរន្តរភាពអាជីវកម្ម។

- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថាវាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល បានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។
- ទទួលបាននូវភស្តុតាងសវនកម្មសមស្របនិងគ្រប់គ្រាន់ ចំពោះព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ឬសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននានាដែលស្ថិតនៅក្នុងសម្ព័ន្ធនានា ដើម្បីបញ្ចេញមតិយោបល់ចំពោះរបាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល។ យើងខ្ញុំទទួលខុសត្រូវក្នុងការដឹកនាំ ការគ្រប់គ្រង និងការប្រតិបត្តិការធ្វើសវនកម្មរបស់សម្ព័ន្ធនានា។ យើងខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះមតិយោបល់សវនកម្មរបស់យើងខ្ញុំ។

យើងខ្ញុំបានវាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងវាយការណ៍ពីភាពខ្វះខាតជាសាវ័ន្នក្នុងការគ្រប់គ្រងផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

យើងខ្ញុំក៏បានផ្តល់ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវសេចក្តីអះអាងថា យើងខ្ញុំបានអនុវត្តតាមតម្រូវការផ្នែកក្រមសីលធម៌វិជ្ជាជីវៈពាក់ព័ន្ធនឹងឯករាជ្យ ព្រមទាំងបានជូនដំណឹងពួកគេអំពីទំនាក់ទំនងទាំងអស់ និងបញ្ហាផ្សេងៗដែលយើងខ្ញុំយល់ឃើញថាមានផលប៉ះពាល់ចំពោះឯករាជ្យរបស់យើងខ្ញុំ ហើយរួមជាមួយនឹងការអនុវត្តវិធានការនានាដើម្បីលុបបំបាត់នូវការគំរាមកំហែង ឬអនុវត្តន៍វិធីសាស្ត្រការពារ។

ផ្តើមចេញពីបញ្ហានានាដែលយើងខ្ញុំបានផ្តល់ដំណឹងជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ច យើងខ្ញុំកំណត់ពីបញ្ហាទាំងឡាយណា ដែលមានផលប៉ះពាល់ខ្លាំងបំផុតចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកចន្លោះពេល ក្នុងការិយបរិច្ឆេទបច្ចុប្បន្ន និងដែលជាបញ្ហាសវនកម្មសំខាន់ៗ។ យើងខ្ញុំពណ៌នាបញ្ហាទាំងនេះនៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លើកលែងតែវាត្រូវបានហាមឃាត់ដោយច្បាប់ ឬបទប្បញ្ញត្តិនានា ក្នុងការលាតត្រដាងជាសាធារណៈ ឬនៅក្នុងករណីជីកម្របំផុត ដែលយើងខ្ញុំកំណត់ថា បញ្ហានោះមិនគួរត្រូវបានបង្ហាញនៅក្នុងរបាយការណ៍របស់យើងខ្ញុំទេ ដោយសារការបង្ហាញពីបញ្ហានេះនឹងបណ្តាលឱ្យមានផលវិបាកអវិជ្ជមានដែលត្រូវបានរំពឹងថានឹងបណ្តាលឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។

ជ. ក្រុមហ៊ុន ប្រាយ័តជីអេសអ៊ិនធឺណិត (ខេមបូឌា)



គុយ លីម
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមចន្លោះពេល

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៧	៦០៣.២១៤.០៤៤	៤៩៥.៧៩៣.៥៦៨	២.៤៤៩.៦៥២.២៤៩	២.០២៥.៣១៦.៧២៥
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៨	១.៤១៣.១៩៩.២០០	១.៥០៩.៥៤៣.១៧៤	៧.៣៦៣.៤០១.៩៥១	៦.១៦៦.៤៨៣.៨៨២
ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ	៩	៥៣៤.៥៥៦.២៥៥	៣៥៧.៥៤៤.៣៤៤	២.១៧០.៨៣៣.០៧៣	១.៤៦០.៥៦៨.៨០៩
ឥណទាន និងបុរេប្រទាន-សុទ្ធ	១០	៦.៧៧៥.៤០៨.៥៧៤	៦.៦០១.៦៦៥.២៣១	២៧.៥១៤.៩៣៤.២៣៥	២៦.៩៦៧.៨០២.៤៦៩
ទ្រព្យសកម្មផ្សេងៗ	១១	៣០.៤៦៩.១៥៦	៣២.៨៣៩.៥១៨	១២៣.៧៣៥.២៤៣	១៣៤.១៤៩.៤៣១
ប្រាក់បញ្ញើតាមច្បាប់	១២	៥៩២.១០៤.៧៨៤	៥៤៤.៦២៧.១០៩	២.៤០៤.៥៣៧.៥៤៤	២.២៤១.១៤១.៧៤០
ទ្រព្យ និងបរិក្ខារ-សុទ្ធ	១៤	១៤៦.៧៣០.៥២៨	១៤៧.៧៤៦.៨៦៥	៥៩៥.៨៧២.៦៧៤	៦០៣.៥៤៥.៩៤៤
ទ្រព្យសកម្មអរូបី-សុទ្ធ	១៥	១៦.៩៨៧.៩៨០	១០.៧៧១.០១៤	៦៨.៩៨៤.១៨៧	៤៣.៩៩៩.៦០៩
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម-សុទ្ធ	១៦	៣៥.១៩៥.៣៤៦	៣២.៤១០.៣០៣	១៤២.៥២៨.៣០០	១៣២.៣៩៦.០៨៨
ទ្រព្យសកម្មពន្ធពន្យារ	១៧	៨៩២.៦៩៣	១.៣៥២.៦២៦	៣.៦២៥.២២៦	៥.៥២៥.៤៧៧
ឧបករណ៍ហិរញ្ញវត្ថុស៊ីស្យូន	២៣	៣.៣០១.៨៥៣	៥.៧៤៦.៦៨៦	១៣.៤០៨.៨២៥	២៣.៤៧៥.២១២
ទ្រព្យសកម្មសរុប		១០.៥៥២.០៦០.៤៥៥	៩.៧៤៤.០៤០.៤៨៦	៤២.៨៥១.៩១៧.៥០៧	៣៩.៨០៤.៤០៥.៣៨៦
បំណុល និង មូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៨	៣៨៧.៥០២.០៣៥	៤១៩.៧៩២.៦២០	១.៥៧៣.៦៤៥.៧៦៤	១.៧១៤.៨៥២.៨៥៣
ប្រាក់បញ្ញើរបស់អតិថិជន	១៩	៧.៧២៨.៧១០.៩៦៣	៦.៨០៨.០២០.៤១៩	៣១.៣៨៦.២៩៥.២២១	២៧.៨១០.៧៦៣.៤១២
បំណុលផ្សេងៗ	២០	៩១.០៣១.៤៩៦	៨៥.៨៤៥.៣៤៤	៣៦៩.៦៧៨.៩០៥	៣៥០.៦៧៨.២៣០
ប្រាក់កម្ចី	២១	៦៤៨.២៥៩.៩៤៤	៨៥៩.៨១៣.៥៩០	២.៦៣២.៥៨៣.៦៣៣	៣.៥១២.៣៣៨.៣៥២
បំណុលបន្ទាប់បន្សំ	២២	១៧៤.១១៧.២៩១	១១៧.០៥៣.៨៨២	៧០៧.០៩០.៣១៩	៤៧៨.១៦៥.១០៨
បំណុលភតិសន្យា	២៤	៣៥.២៥២.៩៤១	៣២.៥២៧.៦៨៧	១៤៣.១៦២.១៩៣	១៣២.៨៧៥.៦០១
អត្ថប្រយោជន៍និយោជិត	២៥	១២.៣៩៧.៣៤១	៨.៣៩២.៦២១	៥០.៣៤៥.៧៦៤	៣៤.២៨៣.៨៥៧
បំណុលពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	៣២(ក)	៨.២៩១.៩៦៨	៣.៧៩១.៥១៦	៣៣.៦៧៣.៦៨២	១៥.៤៨៨.៣៤៣
បំណុលពន្ធពន្យារ	១៧	៣០.៧៥២.៨៦០	២៦.៧៨២.០៤៥	១២៤.៨៨៧.៣៦៤	១០៩.៤០៤.៦៥៤
បំណុលសរុប		៩.១១៦.៣១៦.៨៧៩	៨.៣៦២.០១៩.៦៨៤	៣៧.០២១.៣៦២.៨៤៥	៣៤.១៥៨.៨៥០.៤១០
មូលធន					
ដើមទុន	២៦	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១.៧៣២.៦៥២.០៧៦
បុព្វលាភភាគហ៊ុន	២៦	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៨.២៣៥.៤៥៩	៤៨.២៣៥.៤៥៩
ទុនបម្រុង	៣៧	៧៧១.៨៦១.៧០៧	៧២២.៦២៧.៦៣៨	៣.១៧២.៨៥៧.១២៤	៣.០០៥.៥៤១.៩៨៤
ប្រាក់ចំណេញរក្សាទុក		២១២.៩៥៤.៨៩៣	២០៨.៥០២.៣៩៩	៨៥២.២០៩.៥១៣	៨៣៤.៤៨៧.៥០៣
ផ្តល់ជូនភាគហ៊ុនរបស់ធនាគារ		១.៤២៩.៦៨៥.៨៣៤	១.៣៧៥.៩៩៩.២៧១	៥.៨០៥.៩៥៤.១៧២	៥.៦២០.៩៥៧.០២២
ភាគកម្មមិនមានអភិបាលភាព		៦.០៥៧.៧៤២	៦.០២១.៥៣១	២៤.៦០០.៤៩០	២៤.៥៩៧.៩៥៤
មូលធនសរុប		១.៤៣៥.៧៤៣.៥៧៦	១.៣៧២.០២០.៨០២	៥.៨៣០.៥៥៤.៦៦២	៥.៦៤៥.៥៥៤.៩៧៦
បំណុល និង មូលធនសរុប		១០.៥៥២.០៦០.៤៥៥	៩.៧៤៤.០៤០.៤៨៦	៤២.៨៥១.៩១៧.៥០៧	៣៩.៨០៤.៤០៥.៣៨៦

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២៤១ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផល លម្អិតផ្សេងៗរួមចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

	កំណត់សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូលការប្រាក់	២៧	៥៩៤.៣២៣.៣៣០	៥៦១.១៧៤.៤៧៤	២.៤២៤.៨៣៩.១៨៦	២.៣០៤.៧៦០.០០៩	១៩៩.៤៥១.៩៤០	១៨៩.២១៤.៣៦៩	៨១៥.៣៥៩.៦៩៤	៧៤១.៨៣៣.៧៧៣
ចំណាយការប្រាក់	២៨	(២៦០.៤៥០.៥០៣)	(២៤១.៩៣០.៩៤៩)	(១.០៦២.៦៣៤.០៥២)	(៩៩៣.៦១០.៤០៤)	(៨៧.០៧២.៣៦៧)	(៨៣.៥០៥.៣៦៦)	(៣៥៥.៩៥១.៨៣៦)	(៣៤៥.០៤៤.១៧២)
ចំណូលការប្រាក់សុទ្ធ		៣៣៣.៨៧២.៨២៧	៣១៩.២៤៣.៥២៥	១.៣៦២.២០៥.១៣៤	១.៣១១.១៤៩.៦០៥	១១២.៣៧៩.៥៧៣	១០៥.៧០៩.០០៣	៤៥៩.៤០៧.៨៥៨	៤៣៦.៧៨៩.៦០១
ចំណូលកម្រៃនិងជើងសារ	២៩	៣២.៣៩៥.៥៥៦	៣៥.០៤៩.០១២	១៣២.១៧៣.៨៦៨	១៤៣.៩៤៦.២៩២	១២.២០២.៣០៣	១១.៩៧៤.៧៦៧	៤៩.៨៨៣.០១៥	៤៩.៤៧៩.៧៣៧
ចំណាយកម្រៃនិងជើងសារ		(៣.៩៣៦.២៩៩)	(៣.០១៧.១៧៩)	(១៦.០៦០.១០០)	(១២.៣៩១.៥៥៤)	(១.៥០៤.៣០១)	(១.២៤៩.១៧៩)	(៦.១៤៩.៥៥២)	(៥.៣២៦.៨៨៤)
ចំណូលកម្រៃនិងជើងសារសុទ្ធ		២៨.៤៥៩.២៥៧	៣២.០៣១.៨៣៣	១១៦.១១៣.៧៦៨	១៣១.៥៥៤.៧៣៨	១០.៦៩៨.០០២	១០.៧២៥.៥៨៨	៤៣.៧៣៣.៤៦៣	៤៤.១៥២.៨៥៣
សំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃរបស់ឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើនៅធនាគារផ្សេងៗ គណនីត្រូវទទួល និងមូលបត្រវិនិយោគផ្សេងៗ	១០	(៧៤.០៧៧.៦៩០)	(៣០.០៤៦.៦៦៩)	(៣០២.២៣៦.៩៧៥)	(១២៣.៤០១.៦៧០)	(៣៦.៦១៧.៨២៩)	(៦.៦៩៦.៥៣១)	(១៤៩.៦៩៣.៦៨៥)	(២៧.៦៧០.០៦៦)
សំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃរបស់កិច្ចសន្យាក្រៅតារាងតុល្យការ	១០	(៣៤.២៧៤)	(១.៦៨០)	(១៥៦.១៥៤)	(៦.៩០០)	(១៣.៣៥៥)	(៤៩១)	(៥៤.៥៩៥)	(២.០២៩)
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធ		(៧៤.១១១.៩៦៤)	(៣១.០៤៨.៣៤៩)	(៣០២.៣៩៣.១៣៩)	(១២៣.៤០៨.៥៧០)	(៣៦.៦៣១.១៨៤)	(៦.៦៩៧.០២២)	(១៤៩.៧៤៨.២៤០)	(២៧.៦៧២.០៩៥)
ចំណូលបន្ទាប់ពីការខាតបង់ឱនភាពនៃតម្លៃ		២៨៨.២១៦.១២០	៣១១.២២៦.០១៣	១.១៧៥.៩២១.៧៦៩	១.៣១៩.២៩៥.៧៦៩	៨៦.៤៤៦.៤៣១	១០៩.៦៣៧.៥៦៩	៣៥៩.៣៩៣.០២៦	៤៥៩.១៣០.៣៦៥
ចំណូលផ្សេងៗសុទ្ធ	៣០	១៦.៦៤៨.២៨៩	១៩.៥៦៨.២៨៤	៦៧.៩២៥.០១៩	៨០.៣៦៦.៩៥៩	៥.៤៨៤.៣២២	៦.៤០៦.៧៦៣	២២.៤១៩.៩០៨	២៦.៤៧២.៧៤៥
ចំណាយប្រតិបត្តិការផ្សេងៗ	៣១	(២១២.៥១៣.៩១៤)	(២១១.៧៤៨.៤០០)	(៨៦៧.០៥៦.៧៨៥)	(៨២៦.៥៦៦.២៥១)	(៦៨.៩៧៩.៥៣៣)	(៦៦.១៨៩.២៨១)	(២៤១.៩៨៨.៣៣១)	(២៧៣.៤៩៤.១០៩)
ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ		៩២.៣៨០.៤៩៤	១៣៧.០៤៥.៩០១	៣១៥.៨៩៤.០០៣	៥៦៣.២៥៦.៤៦៧	២៦.៥០៦.២២០	៤៩.៦២៤.០៥១	៩៣.៨៥០.៥៨៤	២៧៩.៤៤៩.៣៩១
ចំណាយពន្ធលើប្រាក់ចំណេញ	៣២(ខ)	(១៨.៧០៩.៥៧៦)	(២៧.៦០១.៥៨៤)	(៧៦.៣៣៥.០៧០)	(១១៣.៣៥៩.៧២២)	(៤.៣៦១.៦៣៣)	(១០.០៥១.០៦២)	(១៧.៨៣០.៣៥៦)	(៤១.៥៣០.៩៨៤)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ (យោងទៅទំព័របន្ទាប់)		៧៣.៦៧០.៩១៨	១០៩.៤៤៤.៣១៧	២៣៩.៥៥៨.៩៣៣	៤៥០.៨៩៦.៧៤៥	២២.១៤៤.៥៨៧	៣៩.៥៧២.៩៨៩	៧៦.០២០.២២៨	២៣៧.៩១៨.៤០៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផល លម្អិតផ្សេងៗរួមចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ (យោងមកពីទំព័រមុន)									
		៧៣.៦៤០.៩១៥	១១១.៤៥៣.៣១៣	៣០០.៤៥៤.៩៣៣	៤៥៧.៧៣៨.៧៥៥	១៤.៥៨៩.៥៨៧	៣៩.៨៦៣.៩៨៩	៧៥.៩៩៤.២៣២	១៦៤.៧១៨.០០៣
លទ្ធផលចំណេញលម្អិតផ្សេងៗ៖									
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅចំណេញ ឬខាត៖									
លម្អៀងពីអត្រាប្តូរប្រាក់		-	-	(៣៣.៧៤៥.០៦៦)	៥.៥៩០.៨៤៩	-	-	(៦៩.៩៩៧.៥៥៤)	(១០.៧៥៦.៤០៥)
ធាតុដែលត្រូវ ឬអាចត្រូវបានចាត់ថ្នាក់ឡើងវិញនៅក្រៅ									
បន្ទាប់ទៅចំណេញ ឬខាត៖									
លម្អៀងពីការប្តូររូបិយប័ណ្ណ-ក្រុមហ៊ុនបុត្រសម្ព័ន្ធបរទេស		(២.៣៣៧.៦០៩)	(៦.៨៨០.៥៤៥)	(៩.៥៣៧.៤៤៥)	(២៤.២៥៨.៣៩៤)	៨៣៩.៨៣០	(២.០៤០.៨៧២)	៣.៤៣៣.២២៥	(៨.៤៣២.៨៨៣)
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់									
ឧបករណ៍និស្សន្ទដែលកើតឡើងពីការការពារហានិភ័យ									
លំហូរសាច់ប្រាក់		(២.៤៤៤.៨៣៣)	(៨៧៩.០៣៧)	(៩.៩៧៤.៩១៩)	(៣.៦១០.២០៥)	(៨៣២.៨០២)	១៧៥.២៥៤	(៣.៤០៤.៤៩៥)	៧២៤.១៦៦
លទ្ធផល(ខាត)/ចំណេញលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទ		(៤.៧៨២.៤៤២)	(៧.៧៥៩.៥៨២)	(៥៣.២៥៧.៤៣០)	(២៦.២៧៧.៧៥៤)	៧.០២៨	(១.៨៦៥.៦១៤)	(៦៩.៩៦៤.២៦៩)	(១៨.៤៦៥.១២២)
លទ្ធផលចំណេញលម្អិតសរុបក្នុងការិយបរិច្ឆេទ									
		៦៨.៨៥៨.៤៧៣	១០៣.៦៩៣.៧៣១	២៤៧.១៩៧.៥០៣	៤៣១.៤៦១.០០១	១៤.៥៩៦.៦១៥	៣៧.៩៩៨.៣៧៥	៦០.៦២៩.៤០៤	១៤៦.២៥២.៨៨១
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់៖									
ភាគហ៊ុនិករបស់ធនាគារ		៧៣.៦០៣.៦០៣	១១១.៥១១.៧៦៨	៣០០.៣០២.៧០០	៤៥៧.៩៧៨.៨៣០	១៤.៥៤៤.៥៩៥	៣៩.៩៣៦.៧១៧	៧៥.៨១០.៣០៥	១៦៥.០១៨.៥១៥
ភាគកម្មមិនមានអភិបាលភាព		៣៧.៣១២	(៥៤.៤៥៥)	១៥២.២៣៣	(២៤០.០៧៥)	៤៤.៩៩២	(៧២.៧២៤)	១៨៣.៩២៧	(៣០០.៥១២)
		៧៣.៦៤០.៩១៥	១១១.៤៥៣.៣១៣	៣០០.៤៥៤.៩៣៣	៤៥៧.៧៣៨.៧៥៥	១៤.៥៨៩.៥៨៧	៣៩.៨៦៣.៩៨៩	៧៥.៩៩៤.២៣២	១៦៤.៧១៨.០០៣
លទ្ធផលចំណេញលម្អិតផ្សេងៗសរុបដែលផ្តល់ជូនដល់៖									
ភាគហ៊ុនិករបស់ធនាគារ		៦៨.៨២១.៧០៧	១០៣.៧៥៣.៧៩៦	២៤៧.០៥៧.៤៩៤	៤៣១.៧០៧.៦៨៤	១៤.៥៩៦.៤២៦	៣៨.០៧១.៥៨០	៥.៨៤០.៦៧១	១៤៦.៥៥៥.៣៦៤
ភាគកម្មមិនមានអភិបាលភាព		៣៦.៧៦៦	(៦០.០៦៥)	១៥០.០០៥	(២៤០.៦៨៧)	៤៥.១៨៩	(៧៣.២០៥)	១៨៤.៧៣៣	(៣០២.៤៨៣)
		៦៨.៨៥៨.៤៧៣	១០៣.៦៩៣.៧៣១	២៤៧.១៩៧.៥០៣	៤៣១.៤៦១.០០១	១៤.៥៩៦.៦១៥	៣៧.៩៩៨.៣៧៥	៦០.៦២៩.៤០៤	១៤៦.២៥២.៨៨១
ចំណេញក្នុងមួយភាគហ៊ុនដែលផ្តល់ជូនដល់ភាគហ៊ុនិក									
របស់ធនាគារក្នុងការិយបរិច្ឆេទ៖									
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន	៣៣	០,១៧	០,២៦	០,៦៩	១,០៦	០,០៤	០,០៩	០,១៨	០,៣៨
ចំណេញក្នុងមួយភាគហ៊ុនថយចុះ	៣៣	០,១៧	០,២៦	០,៦៩	១,០៦	០,០៤	០,០៩	០,១៨	០,៣៨

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២៤១ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ស្តីពីប្រែប្រួលមូលធនរួមចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

	ផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ													
	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុង		ប្រាក់ចំណេញរក្សាទុក		សរុប		ភាគកម្មមិនមានអភិបាលភាព		មូលធនសរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
គិតត្រឹមថ្ងៃទី១ ខែ មករា ឆ្នាំ២០២៤	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១១.៧០៦.២១៥	៤៨២.៣៥.៤៥៩	៧២២.៦២៧.៦៣៤	៣.០០៥.៥៤១.៩៤៤	២០៤.៥០២.៣៩៩	៨៣៤.៤៤៧.៥០៣	១.៣៧៥.៩៩៨.២៧១	៥.៦២០.៩៥៧.០២២	៦.០២១.៥៣១	២៤.៥៩៧.៩៥៤	១.៣៨២.០២០.៤០២	៥.៦៤៥.៥៥៤.៩៧៦
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	-	-	៧៣៦០៣.៦០៣	៣០០.៣០២.៧០០	៧៣៦០៣.៦០៣	៣០០.៣០២.៧០០	៣៧.៤៣១	១៥២.២៣៣	៧៣៦៤០.៩១៥	៣០០.៤៥៤.៩៣៣
លទ្ធផលចំណេញលម្អិតផ្សេងៗ៖														
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍និស្សន្ទដែលកើតឡើងពីការការពារហានិភ័យ														
លំហូរសាច់ប្រាក់	-	-	-	-	(២.៤៤៤.៨៣៣)	(៩.៩៧៤.៩១៩)	-	-	(២.៤៤៤.៨៣៣)	(៩.៩៧៤.៩១៩)	-	-	(២.៤៤៤.៨៣៣)	(៩.៩៧៤.៩១៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ-ក្រុមហ៊ុន	-	-	-	-	(២.៣៣៧.០៦៣)	(៩.៥៣៥.២១៧)	-	-	(២.៣៣៧.០៦៣)	(៩.៥៣៥.២១៧)	(៥៤៦)	(២.២២៤)	(២.៣៣៧.៦០៩)	(៩.៥៣៧.៤៤៥)
បុត្រសម្ព័ន្ធបរទេស	-	-	-	-	-	-	-	-	-	-	-	-	-	-
លទ្ធផល(ខាត)/ចំណេញលម្អិតសរុបក្នុងការិយបរិច្ឆេទ	-	-	-	-	(៤.៧៨១.៨៩៦)	(១៩.៥១០.១៣៦)	៧៣៦០៣.៦០៣	៣០០.៣០២.៧០០	៦៨៨២១.៧០៧	២៨០.៧៩២.៥៦៤	៣៦.៧៦៦	១៥០.០០៥	៦៨៨៥៥.៤៧៣	២៨០.៩៤២.៥៦៩
ប្រតិបត្តិការជាមួយ ភាគហ៊ុនិក៖														
ពន្ធបន្ថែមលើការបំប្លែងដើមទុន ABL	-	-	-	-	-	-	(២០៣.៣៤០)	(៨២៩.៧៩០)	(២០៣.៣៤០)	(៨២៩.៧៩០)	(៥២៥)	(២.១៤២)	(២០៣.៩០៥)	(៨៣១.៩៣២)
ភាគលាភបានបង់	-	-	-	-	-	-	(១៤.៨០៥.៤៨០)	(៦០.៨៥០.៥២៤)	(១៤.៨០៥.៤៨០)	(៦០.៨៥០.៥២៤)	-	-	(១៤.៨០៥.៤៨០)	(៦០.៨៥០.៥២៤)
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅជាទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	៥៤.០១៥.៩៦៥	២២០.៣៨៥.១៣៧	(៥៤.០១៥.៩៦៥)	(២២០.៣៨៥.១៣៧)	-	-	-	-	-	-
ការបន្ថែមលើការវាយតម្លៃពន្ធឡើងវិញ ABL	-	-	-	-	-	-	(១២៦.២៨៤)	(៥១៥.២៣៩)	(១២៦.២៨៤)	(៥១៥.២៣៩)	(៣០)	(១២២)	(១២៦.៣១៤)	(៥១៥.៣៦១)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	-	(៣៣៥.៩៩៨.៦១១)	-	-	-	(៣៣៥.៩៩៨.៦១១)	-	(១៤៧.២០៥)	-	(៣៣៧.៤៥០.៦៦៦)
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	-	-	-	៥៤.០១៥.៩៦៥	១៨៦.៧៨៥.២៧៦	(៦៩.១៥១.១០៩)	(២៨២.៥៨០.៦៩០)	(១៥.១៣៥.១៤៤)	(៩៥.៧៩៥.៤១៤)	(៥៥៥)	(១៤៧.៤៦៩)	(១៥.១៣៥.៦៩៩)	(៩៥.៩៤២.៨៨៣)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១១.៧០៦.២១៥	៤៨២.៣៥.៤៥៩	៧៧១.៨១៦.៧០៧	៣.១៧២.៨៥៧.១២៤	២១២.៩៥៤.៨៩៣	៨៥២.២០៩.៥១៣	១.៤២៩.៦៨៥.៨៣៤	៥.៨០៥.៩៥៤.១៧២	៦.០៥៧.៧៤២	២៤.៦០០.៤៩០	១.៤៣៥.៧៤៣.៧៦	៥.៨៣០.៥៥៤.៦៦២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួមចន្លោះពេល (ត)
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

	ផ្តល់ប្តូរភាគហ៊ុនិករបស់ធនាគារ													
	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុង		ប្រាក់ចំណេញរក្សាទុក		សរុប		ភាគកម្មមិនមានអភិបាលភាព		មូលធនសរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
គិតត្រឹមថ្ងៃទី១ ខែ មករា ឆ្នាំ២០២៣	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១១.៧០៦.២១៥	៤៨២.៣៥.៤៥៩	៦៣៤.៤៦២.២៤៤	២.៧០៦.៥៥២.៣២០	២២៦.៤៥៦.៤៧៩	៩០៨.២៥០.៧៧៩	១.៣១០.៥៤៧.៩៦១	៥.៣៩៥.៦៩០.៦៣៤	៦.០៥៩.៤៥៩	២៤.៩៤៤.៤៤០	១.៣១៦.៦៤៧.៤២០	៥.៤២០.៦៣៩.០៧៤
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	-	-	១១១.៥១១.៧៦៨	៤៥៧.៩៧៤.៤៣០	១១១.៥១១.៧៦៨	៤៥៧.៩៧៤.៤៣០	(៥៤.៤៥៥)	(២៤០.០៧៥)	១១១.៤៥៣.៣១៣	៤៥៧.៧៧៣.៤៥៥
<i>លទ្ធផលចំណេញលម្អិតផ្សេងៗ ៖</i>														
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍និស្សន្ទដែលកើតឡើងពីការការពារហានិភ័យ														
លំហូរសាច់ប្រាក់	-	-	-	-	(៨៧៩.០៣៧)	(៣៦១០.២០៥)	-	-	(៨៧៩.០៣៧)	(៣៦១០.២០៥)	-	-	(៨៧៩.០៣៧)	(៣៦១០.២០៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ-ក្រុមហ៊ុនបុត្រសម្ព័ន្ធបរទេស	-	-	-	-	(៦៨៧.៤៩៣)	(២៨២៥១.៧៤៦)	-	-	(៦៨៧.៤៩៣)	(២៨២៥១.៧៤៦)	(១៦១០)	(៦៦១២)	(៦៨៨០.៥៤៥)	(២៨២៥៤.៣៩៤)
លទ្ធផល(ខាត)/ចំណេញលម្អិតផ្សេងៗសរុបក្នុងការិយបរិច្ឆេទ	-	-	-	-	(៧៧៥.៧៩៧២)	(៣១៤៦១.៩៩១)	១១១.៥១១.៧៦៨	៤៥៧.៩៧៤.៤៣០	១០៣៧៥.៣៧៩៦	៤២៦.១១៦.៤៣៩	(៦០.០៦៥)	(២៤៦៦៨៧)	១០៣៦៩.៣៧៣១	៤២៥.៤៧០.១៥២
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖														
ពន្ធបន្ថែមលើការបំប្លែងដើមទុន ABL	-	-	-	-	-	-	(២៣០.០១៧)	(៩៤៤៦៤០)	(២៣០.០១៧)	(៩៤៤៦៤០)	(៥៩៧)	(២៤៥២)	(២៣០.៦១៤)	(៩៤៧.១៣២)
ភាគលាភបានបង់	-	-	-	-	-	-	(៧២.៦៩៥.៣៤៣)	(២៩៧.១០៥.៨៦៥)	(៧២.៦៩៥.៣៤៣)	(២៩៧.១០៥.៨៦៥)	-	-	(៧២.៦៩៥.៣៤៣)	(២៩៧.១០៥.៨៦៥)
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅជាទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	-	-	៦៨.៧៩១.៥៣៣	២៨២.៥២៦.៨២៦	(៦៨.៧៩១.៥៣៣)	(២៨២.៥២៦.៨២៦)	-	-	-	-	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	-	-	-	-	-	-	-	២៩.៣៤៩	-	-
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	-	-	-	៦៨.៧៩១.៥៣៣	២៨៤.០៤៨.២៦៦	(១៤១.៧១៦.៤៩៣)	(៥៨០.៥៧៧.៣៧១)	(៧២.៩២៥.៣៦០)	(២៩២.៤៤៩.០៤៥)	(៥៩៧)	២៦.៩៣៧	(៧២.៩២៥.៥៥៧)	(២៩២.៤៦២.១៤៤)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១១.៧០៦.២១៥	៤៨២.៣៥.៤៥៩	៦៩៩.៤៩៥.៤០៩	២.៩៦២.៧៧៤.៦១៥	១៩៦.៦៥១.៣៥៤	៧៨៥.៦៥២.២៣៨	១.៣៤១.៤១៦.៣៩៧	៥.៥២៩.៣១៤.៣៤៨	៥.៩៩៩.១៩៧	២៤.៧២៤.៦៩០	១.៣៤៧.៤១៥.៥៩៤	៥.៥៥៤.០៤៧.០៧៨

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២៤១ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់រួមចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទមុនពេលបង់ពន្ធលើប្រាក់ចំណេញ		៩២.៣៥០.៤៩១	១៣៩.០៥៤.៩០១	៣៧៦.៧៩០.០០៣	៥៧១.០៩៨.៤៧៧
<i>និយ័តកម្មលើ៖</i>					
ការខាតបង់ឱនភាព នៃតម្លៃសុទ្ធ	១០	៧៤.១១៥.៩៦៤	៣០.០៤៨.៣៤៩	៣០២.៣៩៣.១៣៣	១២៣.៤០៨.៥៧០
រំលស់របស់ទ្រព្យ និងបរិក្ខារ	៣១	១៤.៩៧៧.២៩៤	១៧.៥០៤.៥៨៣	៧៧.៤២៧.៣៦០	៧១.៤៩១.៣២២
រំលស់របស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១៦	៩.៦១៨.០១៤	៩.០៦៧.០១២	៣៩.២៤១.៥១៣	៣៧.២៣៨.២១៤
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ	២៥(ក)	៤.៤៤៨.១២៥	៧.៧០៣.៧៣៤	៣៤.៤៦៨.៣៥០	៣១.៦៣៩.២៥២
រំលស់លើទ្រព្យសកម្មអរូបី	១៥	៣.១៣៩.៤៤២	២.០២៩.៩៧០	១២.៤០៨.៩២៣	៤.៣៣៧.០៨៧
ចំណាយលើមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈ	២៥(ខ)	១.២៦៦.៣៤៤	១.២៥៧.៦៩៤	៥.១៦៦.៨៤៧	៥.១៦៥.៣៤៩
មូលនិធិសោធននិវត្តន៍		៦៥១.២១៤	៥០៣.១៤០	២.៦៥៦.៩៦៩	២.០៦៦.៣៩៦
ចំណេញពីការប្តូររូបិយប័ណ្ណបរទេសមិនទាន់បានទទួលស្គាល់		(៥២៨.១៣៣)	(៧៣.៤៤៦)	(២.១៥៤.៧៨៣)	(៣០១.៦៤៣)
និយ័តកម្មទ្រព្យសកម្មអរូបី		៨៣.៨៣០	៩៧.៦០០	៣៤២.០២៦	៤០០.៨៤៣
និយ័តកម្មលើទ្រព្យ និងបរិក្ខារ		៤១.១៣៤	៣៦៤.៦៦៣	១៦៧.៨២៧	១.៤៩៧.៦៧១
ការកត់ត្រាត្រឡប់ នៃចំណាយអត្ថប្រយោជន៍ពេលចូលនិវត្តន៍	២៥	-	(១២១.៣០០)	-	(៤៩៤.១៧៩)
ចំណូលភាគលាភ	៣០	(២៨៩.៧៧៣)	(៤០៧.៦២៩)	(១.១៨២.២៧៤)	(១.៦៧៤.១៣២)
ចំណេញ ពីការលក់ទ្រព្យ និងបរិក្ខារ និងភតិសន្យា	៣០	(៥០២.៥៩៥)	(២៤៧.៣៧៦)	(២.០៥០.៥៨៤)	(១.០១៥.៩៧៣)
ទុនបម្រុងសម្រាប់ការប្តូររូបិយប័ណ្ណ		(២.៣៣៧.៦០៩)	(៦.៨៨០.៥៤៥)	(៩.៥៣៧.៤៤៥)	(២៨.២៥៨.៣៩៤)
ចំណូលការប្រាក់សុទ្ធ		(៣៣៣.៨៧២.៤២៧)	(៣១៩.២៤៧.៥២៩)	(១.៣៦២.២០១.១៣៤)	(១.៣១១.១៤៩.៦០១)
ការខាតបង់ពីប្រតិបត្តិការមុនពេលបម្រែបម្រួលមូលធន		(១២៤.៨៣៩.០៣៧)	(១១៩.៣៤៦.១៧៥)	(៥២៥.៦៦៣.២៧៣)	(៤៩០.១៥៤.៧៤១)
<i>បម្រែបម្រួលក្នុង៖</i>					
ប្រាក់បញ្ញើរបស់អតិថិជន		៩២០.៦៩០.៥៤៤	៥២៥.៥៧៦.៩០០	៣.៧៥៦.៤១៧.៤២០	២.១៥៨.៥៤៤.៣២៨
បំណុលផ្សេងៗ		(១៦.៥០៤.២៣៤)	(៤២.៧៥១.៩១៧)	(៦៧.៣៣៧.២៩១)	(១៧៥.៥៨២.១២៣)
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ		៤៩៤.៩៨២	១១.៥៣៥.១៥៤	២.០១៩.៥២៧	៤៧.៣៧៤.៨៩៤
ប្រាក់បញ្ញើពីធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		(៣២.២៩០.៥៨៥)	១.០៦៧.៥៥៧	(១៣១.៧៤៥.៥៨៧)	៤.៣៨៤.៤៥៧
ទុនបម្រុងកាតព្វកិច្ច		(៤៣.៤៧៧.៦៧៩)	(១៧៣.២៤០.៤២១)	(១៧៧.៣៨៤.៩៣០)	(៧១១.៦៦២.៦៩៩)
ទ្រព្យសកម្មផ្សេងៗ		២.៥៨៦.៣៤៧	(៣៤១.២២៦)	១០.៥៥២.២៩៦	(១.៤០១.៤១៥)
ឥណទាន និងបុរេប្រទាន		(២៤៨.០៥៧.២៩៧)	(១៦៦.៧៥៨.០៥៦)	(១.០១២.០៧៣.៧៧២)	(៦៨៤.៨៧៥.៣៣៦)
លំហូរសាច់ប្រាក់សុទ្ធបានពីប្រតិបត្តិការ		៤៥៤.៦០៣.០៣៧	៣៥.៧០១.៨២០	១.៨៥៤.៧៨០.៣៩០	១៤៦.៦២៧.៣៧៥
ការប្រាក់បានទទួល					
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារបានបង់	២៥(ក)	៥៩១.៧៣០.៣៦២	៥៥៧.៨២៤.៥៣៣	២.៤១៤.២៥៩.៨៧៧	២.២៩១.០០១.៧៨៥
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារបានបង់		(៤.៩២៩.០៥៤)	(៥.២៨១.៨៤៣)	(២០.១១០.៥៥៧)	(២១.៦៩២.៥២៩)
ការបង់បន្ថែមលើការវាយតម្លៃពន្ធឡើងវិញ ABL		(១២៦.៣១៤)	-	(៥១៥.៣៦១)	-
ចំណាយមូលនិធិសោធននិវត្តន៍បានបង់		(៦៥០.៥៨៤)	(៥០៣.០៧២)	(២.៦៥៤.៣៨៣)	(២.០៦៦.១១៧)
អត្ថប្រយោជន៍មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈបានបង់	២៥(ខ)	(៧៦៣.១៩៦)	(៣.៨៧២.៥២៦)	(៣.១១៣.៨៤០)	(១៥.៩០៤.៤៦៤)
អត្ថប្រយោជន៍ពេលចូលនិវត្តន៍បានបង់		-	(២២.៤៦៤.៣១៥)	-	(៩២.២៦០.៩៤២)
ពន្ធលើប្រាក់ចំណេញបានបង់	៣២(ក)	(៩.៧៤៦.៧៥៤)	(៤០.៨៤៣.៩១៥)	(៣៩.៧៦៦.៧៥៦)	(១៦៧.៧៤៥.៩៥៩)
ការប្រាក់បានបង់		(១៨៨.៣៩១.៧៧៧)	(១៤៩.០០៣.៦៩២)	(៧៦៨.៦៣៨.៤៥០)	(៦១១.៩៥៨.១៦៣)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ		៤៤១.៧២៥.៧១៦	៣៧១.៥៦០.៩៩០	៣.៤៣៤.២៤០.៩២០	១.៥២៦.០០០.៩៨៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់រួមចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ					
(យោងមកពីទំព័រមុន)					
		៤៤១.៧២៥.៧១៦	៣៧១.៥៦០.៩៩០	៣.៤៣៤.២៤០.៩២០	១.៥២៦.០០០.៩៨៦
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការប្រាក់បានមកពីការវិនិយោគ		២.៥៥២.៩៦៧	៣.៣៤៩.៩៤៦	១០.៥៧៩.៣០៥	១៣.៧៥៤.២២៤
សាច់ប្រាក់បានពីការលក់ទ្រព្យ និងបរិក្ខារ		៥២០.៨៣៤	១៩៩.៧០៦	២.១២៥.០០៣	៨២០.១៩៣
ភាគលាភបានទទួល		២៨៩.៧៧៣	៤០៧.៦២៩	១.១៨២.៦៧៤	១.៦៧៤.១៣២
សាច់ប្រាក់បានមកពីការវិនិយោគដល់កាលកំណត់		២៩.៨១០.២០៨	៦៩.៨៦២.១២៤	១២១.៦២៥.៦៤៩	២៨៦.៩២៣.៧៤៣
ការទិញទ្រព្យសកម្មអរូបី	១៥	(៤.៨៨២.២១១)	(២.៣៤២.៣៩២)	(១៩.៩១៩.៦២៥)	(៩.៦២០.២០៤)
ការទិញទ្រព្យ និងបរិក្ខារ	១៤	(១៦.៦០៣.៧៥២)	(២៨.០៣១.៩៩៤)	(៦៧.៧៤៣.៣០៤)	(១១៩.១២៧.៣៩៩)
ការទិញការវិនិយោគហិរញ្ញវត្ថុ		(៦៨.៧០៤.៨៤១)	-	(២៨០.៣១៥.៧៥១)	-
សាច់ប្រាក់សុទ្ធ (ប្រើក្នុង)/បានមកពីសកម្មភាពវិនិយោគ		(៥៦.៩៧៧.០៧២)	៤៣.៤៤៥.០១៩	(២៣២.៤៦៦.៤៥៣)	១៧៤.៤២៨.៦៩៣
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី		១២.៧៩២.២០៦	៩០.៧២២.២៦០	៥២.១៩២.២០០	៣៧២.៥៩៦.៣២២
ការសងបំណុលបន្ទាប់បន្សំ		(១៥.៤៤១.៣៨៧)	(១៥.០០០.០០០)	(៦៤.៦៣២.៨៥៩)	(៦១.៦០៩.០០០)
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ		៦៨.៩៩៤.១៣១	១៤.៩៧២.៥០០	២៨១.៤៩៦.០៥៤	៦១.៤៩២.០៥៤
ការទូទាត់ភាគលាភ		(១៤.៨០៥.៤៨០)	(៧២.៦៩៥.៣៤៣)	(៦០.៨៥០.៥២៤)	(២៩៧.១០៥.៨៦៥)
ការបង់ពន្ធលើការបង្កើនដើមទុនរបស់ ABL		(២០៣.៩០៥)	(២៣០.៦១៤)	(៨៣១.៩៣២)	(៩៤៧.១៣២)
ការទូទាត់បំណុលកតិកសន្យា (ប្រាក់ដើម)	២៤	(៩.៥៦៤.៤២៦)	(៤.៨៥៥.៨២០)	(៣៩.០២២.៨៥៤)	(៣៦.៣៧០.៨៥៣)
ការប្រាក់ដែលបានបង់		(៥៦.៧១១.៥៨៩)	(៥៧.៥៦៥.០៦៦)	(២៣១.៥៨៧.២៨៣)	(២៣៦.៤១៩.៧២៦)
ការសងប្រាក់កម្ចី		(២១៩.៩៨៤.១៧៤)	(២៤០.៣២១.៦៥០)	(៨៩៧.៥៣៥.៤៣០)	(៩៨៧.០០១.០១៧)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន		(២៣៥.៣៧៤.៦២៤)	(២៨៤.៩៧៣.៧៣៣)	(៩៦០.៧៧២.៦៣២)	(១.១៨៥.៣៦១.២១៣)
ការកើនឡើងសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ					
		៥៤៩.៣៧៤.០២០	១២៦.០៣២.២៧៦	២.២៤១.០០១.៨៣៥	៥១៩.០៦៨.៤៦៦
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើម					
ការិយបរិច្ឆេទ					
លម្អៀងពីអត្រាប្តូរប្រាក់		២.២៧៩.៧១៤.៥៧៣	១.៧៤៤.៤៤៣.៦៦៩	៩.៣១២.៦៥០.៣៧១	៧.១៩៨.៣៤២.៥៨៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុង		-	-	(៦៤.៧០៧.១៨៦)	៩.១៧៤.៧៩៤
ការិយបរិច្ឆេទ	៣៤	២.២៨២.៩៩៤.៥៩៣	១.៧៤៤.៤៤៣.៦៦៩	១១.៤៨៤.៩៤៥.០២០	៧.២០២.៥៤៩.៧៧៩

សកម្មភាពវិនិយោគមិនមែនសាច់ប្រាក់

សកម្មភាពវិនិយោគមិនមែនសាច់ប្រាក់ដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ផ្សេងទៀត គឺការទិញទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ ១៤) និងការទិញទ្រព្យសកម្មអរូបី (កំណត់សម្គាល់ ១៥)។

សកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់

នៅអំឡុងដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ព័ន្ធធនាគារបានចុះកិច្ចសន្យាជួលថ្មី និងទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្មចំនួន ១៣.៨៥០.៦៥២ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ១២.៩៩៩.៣៦៤ ដុល្លារអាមេរិក) និង សិទ្ធិប្រើប្រាស់លើទ្រព្យសកម្មដែលបានបញ្ចប់ជាមុន មានទឹកប្រាក់ចំនួន ១.៦៣១.៧៨៥ ដុល្លារអាមេរិក និង បំណុលកតិកសន្យាមានទឹកប្រាក់ចំនួន ១.៧៦៣.០៩៧ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ១.៦៣១.៧៨៥ ដុល្លារអាមេរិក និង ១៩៣.៧៤៣ ដុល្លារអាមេរិក) និងបានទទួលស្គាល់ចំណេញពីការបញ្ចប់ជាមុនមានទឹកប្រាក់ចំនួន ១៣១.៣៣៤ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ៩០.៦១៧ ដុល្លារអាមេរិក) ដែលជាប្រតិបត្តិការមិនមែនសាច់ប្រាក់។

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២៨១ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែកចន្លោះពេល

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

	កំណត់ សម្គាល់	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៧	៥៩៣.១៨៣.២៣៤	៤៨៦.៥៨៤.៣១៧	២.៤០៤.៩១៧.១១៣	១.៩៨៧.៦៩៦.៩៣៥
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៨	១.៧៧៧.៤៧៧.២៥៤	១.៤៧៨.៨៨២.០២១	៧.២១៨.៣៣៥.១២៨	៦.០៤១.២៣៣.០៥៦
ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ	៩	៥៣៤.៥៥៦.២៨៥	៣៥៧.៥៤៤.៣៤៤	២.១៧០.៨៣៣.០៧៣	១.៤៦០.៥៦៤.៨០៩
ឥណទាន និងបុរេប្រទាន-សុទ្ធ	១០	៦៦២.៣៨២.៦០០	៦៤៥.៧០៤.២៨៨	២៦.៨៩៩.៣៥៩.៨២៣	២៦.៣៧៧.០២១.៨៣១
ទ្រព្យសកម្មផ្សេងៗ	១១	២៩.៦៥៧.២៨២	៣១.០៣៥.២៧១	១២០.៤៣៤.២២៣	១២៦.៧៧៩.០៨៣
ប្រាក់បញ្ញើតាមច្បាប់	១២	៥៨៥.៣៧៦.៨១៦	៥៤៣.៣០២.១០៤	២.៣៧៧.២១៥.២៥០	២.២១៩.៣៨៩.០៩៥
ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ	១៣	៩១.១១៧.៧១៦	៩១.១១៧.៧១៦	៣៧០.០២៩.០៤៥	៣៧២.២១៩.៨៧០
ទ្រព្យ និងបរិក្ខារ-សុទ្ធ	១៤	១១១.២៦៣.៨៤១	១១៣.៧០៩.១៦០	៤៥១.៨៤២.៦២១	៤៦៤.៥០១.៩១៩
ទ្រព្យសកម្មអរូបី-សុទ្ធ	១៥	១៥.៥៦២.៨២៣	៩.៨២៩.៤៥៥	៦៣.២០០.៦២៤	៤០.១៥៣.៣២៤
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម-សុទ្ធ	១៦	៣៣.៣៥០.៧៦៩	៣០.៨៥២.៤១៣	១៣៥.៤៣៧.៤៧៣	១២៦.០៣២.១០៧
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	២៣	៣.៣០១.៨៥៣	៥.៧៤៦.៦៨៦	១៣.៤០៨.៨២៥	២៣.៤៧៥.២១២
ទ្រព្យសកម្មសរុប		១០.៣៩៨.៦៧៤.៥១៣	៩.៦០៥.៦៤៦.៨១៥	៤២.២២៩.០១៧.១៩៤	៣៩.២៣៩.០៦៧.២៤១
បំណុល និង មូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័ន					
ហិរញ្ញវត្ថុផ្សេងៗ	១៨	៣៥៤.៤៣៦.៨១៥	៣៨៦.៤០៥.៩២៧	១.៤៣៩.៣៦៧.៩០៦	១.៥៧៤.៤៦៨.២១២
ប្រាក់បញ្ញើរបស់អតិថិជន	១៩	៧.៦២១.៤១៥.៤៩១	៦.៧១៥.២៨៩.០២៥	៣០.៩៥០.៥៦៨.៣០៩	២៧.៤៣១.៩៥៥.៦៦៧
បំណុលផ្សេងៗ	២០	៨៧.៤៩២.៨១៨	៨២.៩៨៣.៩៧៤	៣៥៥.៣០៨.៣៣៤	៣៣៨.៩៨៩.៥៣៤
ប្រាក់កម្ចី	២១	៦៣៥.១៥២.៩៥១	៨៤៣.៤១៨.៥៩១	២.៥៧៩.៣៥៦.១៣៤	៣.៤៤៥.៣៦៤.៩៤៤
បំណុលបន្ទាប់បន្សំ	២២	១៧៤.១១៧.២៩១	១១៧.០៥៣.៨៨២	៧០៧.០៩០.៣១៩	៤៧៨.១៦៥.១០៨
បំណុលភតិសន្យា	២៤	៣៣.១៣៤.០០៥	៣០.៥៤៧.៣៤៨	១៣៤.៥៧៣.៤៣៨	១២៤.៧៨៥.៩១៧
អត្ថប្រយោជន៍និយោជិត	២៥	១២.២០២.៦០៥	៨.២០០.៦៣៦	៤៩.៥៥៤.៧៧៩	៣៣.៤៩៩.៥៩៨
បំណុលពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន	៣២(ក)	៧.៧២៤.៦៤៤	២.៣១៩.០៨០	៣១.៣៦៩.៧៧៩	៩.៤៧៣.៤៤២
បំណុលពន្ធពន្យារ	១៧	៣០.៧៥២.៨៦០	២៦.៧៨២.០៤៥	១២៤.៨៨៧.៣៦៤	១០៩.៤០៤.៦៥៤
បំណុលសរុប		៤៩.៥៥៦.៤៣៣.៤៨០	៤៦.២១៣.០០០.៥០៨	៣៦.៣៧២.០៧៦.៣៦២	៣៣.៥៥០.១០៧.០៧៦
មូលធន					
ដើមទុន	២៦	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១.៧៣២.៦៥២.០៧៦
បុព្វលាភភាគហ៊ុន	២៦	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៨.២៣៥.៤៥៩	៤៨.២៣៥.៤៥៩
ទុនបម្រុង	៣៧	៨១៦.១៤៩.៩៦៦	៧៦៥.១១៥.២៤៨	៣.៣៥៣.២៥២.៥៦៦	៣.១៧៤.៩៥២.៥៦៣
ប្រាក់ចំណេញរក្សាទុក		១៨១.២២១.៨៣៣	១៨២.៦៦១.៨២៥	៧២២.៨០០.៧៣៥	៧២៩.១២០.០៦៧
មូលធនសរុប		១.៤៤២.២៤១.០៣៣	១.៣៨២.៦៤៦.៣០៧	៥.៨៥៦.៩៤០.៨៣៦	៥.៦៨៨.៩៦០.១៦៥
បំណុល និងមូលធនសរុប		១០.៣៩៨.៦៧៤.៥១៣	៩.៦០៥.៦៤៦.៨១៥	៤២.២២៩.០១៧.១៩៤	៣៩.២៣៩.០៦៧.២៤១

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២៤១ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផល លម្អិតផ្សេងៗដោយឡែកចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៩ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

	កំណត់សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ តាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ តាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ តាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ តាន់រៀល (កំណត់សម្គាល់ ៥)
ចំណូលការប្រាក់	២៧	៥៦៩.៩៨៤.២៩៤	៥៣៩.៥៣២.៥៦២	២.៣២៥.៥៣៥.៩២០	២.២១៥.៨៦០.២៣២	១៩១.៣៦៦.៧៤១	១៨២.៣០៨.២៧៦	៧៨២.៣០៧.២៣៧	៧៥៣.២៩៧.៧៩៦
ចំណាយការប្រាក់	២៨	(២៥៣.៨២១.៥៦៦)	(២៣៦.៤៥០.៣០៥)	(១.០៣៥.៥៩១.៩៨៩)	(៩៧១.១០១.៤០៣)	(៨៤.៧១៤.៧៤៦)	(៨១.៥៨២.០៧៧)	(៣៤៦.៣១៣.៨៨២)	(៣៣៧.០៩៧.១៤២)
ចំណូលការប្រាក់សុទ្ធ		៣១៦.១៦២.៧២៨	៣០៣.០៨២.២៥៧	១.២៩៩.៩៤៣.៩៣១	១.២៤៤.៧៥៨.៨២៩	១០៦.៦៥១.៩៩៥	១០០.៧២៦.១៩៩	៤៣៥.៩៩៣.៣៥៥	៤១៦.២០០.៦៥៤
ចំណូលកម្រៃនិងជើងសា	២៩	២៨.៣៣៥.៧៨៤	៣១.៥០៣.៧៧៧	១១៥.៦១០.០១៥	១២៩.៣៨៦.០១២	១០.៧០៦.៦៦៥	១០.៧៩៧.៨៨៦	៤៣.៧៦៨.៤៨៧	៤៤.៦១៦.៨៦៥
ចំណាយកម្រៃនិងជើងសា		(៣.៩១១.៨២៤)	(២.៩៣៤.៩៨៤)	(១៥.៩៦០.២៤២)	(១២.០៥៣.៩៩៦)	(១.៥០០.៣០៤)	(១.២៦១.៤៨៩)	(៦.១៣៣.២៥៩)	(៥.២១២.៤៧៣)
ចំណូលកម្រៃ និង ជើងសាសុទ្ធ		២៤.៤២៣.៩៦០	២៨.៥៦៨.៧៩៣	៩៩.៦៤៩.៧៧៣	១១៧.៣៣២.០១៦	៩.២០៦.៣៦១	៩.៥៣៦.៣៩៧	៣៧.៦៣៥.២២៨	៣៩.៤០៤.៣៩២
សំវិធានធន នៃការខាតបង់ឱនភាពនៃតម្លៃរបស់ឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើនៅធនាគារផ្សេងៗ គណនីត្រូវទទួល និងមូលបត្រវិនិយោគផ្សេងៗ (សំវិធានធន)/ការកត់ត្រាត្រឡប់នៃការខាតបង់ឱនភាពនៃតម្លៃរបស់កិច្ចសន្យាក្រៅ តារាងគុណ្យការ	១០	(៧៣.១៩១.២៩០)	(២៦.៨៦៤.២៩៤)	(២៩៨.៦២០.៤៦៣)	(១១០.៣៣១.៦៥៥)	(៣៦.២៥៤.១៨៧)	(៦.៥៦៥.៩១២)	(១៤៨.២០៧.១១៦)	(២៧.១៣០.៣៤៨)
ការខាតបង់ឱនភាព នៃតម្លៃសុទ្ធ	១០	(៧៣.១៩១.២៩០)	(២៦.៨៦៤.២៩៤)	(២៩៨.៦២០.៤៦៣)	(១១០.៣៣១.៦៥៥)	(៣៦.២៥៤.១៨៧)	(៦.៥៦៥.៩១២)	(១៤៨.២០៧.១១៦)	(២៧.១៣០.៣៤៨)
ចំណូលបន្ទាប់ពីការខាតបង់ឱនភាព នៃតម្លៃ		២៤២.៩៧១.៤៣៨	២៧៦.៧៨៦.៧៥៣	១.០០១.៣២៣.៤៦៨	១.១៣៤.៤២៧.១៨៤	៧០.៣៩៧.៨០៨	៩៤.១៩០.៣០៨	២៨៧.៤៣៣.២៦៩	២៨៩.០៧០.០០៦
ចំណូលផ្សេងៗសុទ្ធ	៣០	១៥.៩២៥.២៩២	១៧.៦៨៥.៧៩០	៦៤.៩៧១.១១១	៧២.៦៣៥.៥៤០	៥.១៩៥.១០៦	៥.៨២៥.៤៨៧	២១.២៣៧.៥៩៣	២៤.០៧០.៧៤៧
ចំណាយប្រតិបត្តិការផ្សេងៗ	៣១	(១៩៩.៤៣៧.៥០៥)	(១៩១.៨៥២.២០៧)	(៨១៣.៧០៥.០២០)	(៧៨៧.៩៣៧.០១៤)	(៦៤.៧៦៣.៥៦៣)	(៦២.៦៧៤.៩៥១)	(២៦៤.៧៥៣.៤៤៦)	(២៥៤.៩៧២.៤៩៤)
ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ		៨៣.៤៨៩.២២៥	១៣៣.៦១៩.៣៣៦	២៥២.៥៨៩.៥១៩	២៥៦.៣២៨.០២០	១០.៩២៧.៣៤៩	៤៧.៣៤១.៩៤៤	៨១.៩១៧.៣១៥	១៥៨.១៦៨.០០៩
ចំណាយពន្ធលើប្រាក់ចំណេញ	៣២(ខ)	(១៧.០០៤.៨១៩)	(២៥.៦៨០.៤៨៣)	(៦៩.៣៧៩.៦៦២)	(១០៥.៤៦៩.៧៤៤)	(៣.៩០៧.០៨៥)	(៥.២៩៤.១៧០)	(១៥.៩៧២.១៣៣)	(៣៤.៤២០.០៣៤)
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ(យោងទៅទំព័របន្ទាប់)		៦៦.៤៨៤.៤០៦	១០៧.៩៣៨.៨៥៣	១៨៣.២០៩.៨៥៧	១៥០.៨៥៨.២៧៦	៦.០២០.២៦៤	៤២.០៤៧.៧៧៤	៦៥.៩៤៥.១៨២	១២៣.៧៤៧.៩៧៥
លទ្ធផលចំណេញលម្អិតផ្សេងៗ៖									
ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅចំណេញឬខាត៖									
លម្អៀងពីអត្រាប្តូរប្រាក់		-	-	(៣៣.៩២១.៦៤៦)	៥.៦៧២.១៨១	-	-	(៥០.៤៨៨.៣១៥)	៩.៨១៣.០០៦
ធាតុដែលត្រូវ ឬអាចត្រូវបានចាត់ថ្នាក់ឡើងវិញនៅគ្រាបន្ទាប់ទៅចំណេញឬខាត៖									
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍និស្សន្ទដែលកើតឡើងពីការការពារហានិភ័យលំហូរសាច់ប្រាក់		(២.៤៤៤.៨៣៣)	(៨៧៩.០៣៧)	(៩.៩៧៤.៩១៩)	(៣.៦១០.២០៥)	(៨៣២.៨០២)	១៧៥.២៥៤	(៣.៤០៤.៤៩៥)	៧២៤.១៦៦
លទ្ធផលចំណេញ(ខាត)/ចំណេញលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទ		(២.៤៤៤.៨៣៣)	(៨៧៩.០៣៧)	(៤៣.៤៩៩.៥៦៥)	(៦.៥២០.២០៥)	(៨៣២.៨០២)	១៧៥.២៥៤	(៥.៨០៩.៧៤០)	១០.៥៣៧.១៧២
លទ្ធផលចំណេញលម្អិត សរុបក្នុងការិយបរិច្ឆេទ		៦៤.០៣៩.៥៧២	១០៧.០៥៩.៨១៦	១៣៩.៧១០.២៩២	១៤៤.៣៣៨.០៧១	៥.១៨៧.៤៦២	៤២.២២៣.០២៨	៦០.១៣៥.៤៦២	១៣៤.២៨៥.១៤៧

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២៤១ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍បម្រែបម្រួលមូលធនដោយឡែកចន្លោះពេល
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

	ធនាគារ									
	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុង		ប្រាក់ចំណេញរក្សាទុក		មូលធនសរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
កិត្តិយថ្ងៃទី១ ខែ មករា ឆ្នាំ២០២៤	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១១.៧០៦.២១៥	៤៨.២៣៥.៤៥៩	៧៦៥.១១៥.២៤៨	៣.១៧៤.៩៥២.៥៦៣	១៨២.៦៦១.៤២៥	៧២៩.១២០.០៦៧	១.៣៩២.៦៤៦.៣០៧	៥.៦៨៤.៩៦០.១៦៥
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	-	-	៦៦.៨៤៥.០៣៩	២៧២.៧២៧.៧៦០	៦៦.៨៤៥.០៣៩	២៧២.៧២៧.៧៦០
លទ្ធផលចំណេញលម្អិតផ្សេងៗ៖										
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធ										
ភាពរបស់ឧបករណ៍និស្សន្ទដែលកើតឡើងពីការ										
ការពារហានិភ័យលំហូរសាច់ប្រាក់	-	-	-	-	(២.៤៤៤.៨៣៣)	(៩.៩៧៤.៩១៩)	-	-	(២.៤៤៤.៨៣៣)	(៩.៩៧៤.៩១៩)
លទ្ធផលចំណេញលម្អិតសរុបក្នុង										
ការិយបរិច្ឆេទ	-	-	-	-	(២.៤៤៤.៨៣៣)	(៩.៩៧៤.៩១៩)	៦៦.៨៤៥.០៣៩	២៧២.៧២៧.៧៦០	៦៤.៤០០.២០៦	២៦២.៧៥២.៨៤១
ប្រតិបត្តិការជាមួយ ភាគហ៊ុនិក៖										
ភាគលាភបានបង់	-	-	-	-	-	-	(១៤.៨០៥.៤៨០)	(៦០.៨៥០.៥២៤)	(១៤.៨០៥.៤៨០)	(៦០.៨៥០.៥២៤)
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុង										
តាមបទប្បញ្ញត្តិ	-	-	-	-	៥៣.៤៧៩.៥៥១	២១៤.១៩៦.៥៦៨	(៥៣.៤៧៩.៥៥១)	(២១៤.១៩៦.៥៦៨)	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	-	(៣៣.៩២១.៦៤៦)	-	-	-	(៣៣.៩២១.៦៤៦)
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	-	-	-	៥៣.៤៧៩.៥៥១	១៨០.២៧៤.៩២២	(៦៨.២៨៤.០៣១)	(២៧៩.០៤៧.០៩២)	(១៤.៨០៥.៤៨០)	(៩៨.៧៧២.១៧០)
កិត្តិយថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១១.៧០៦.២១៥	៤៨.២៣៥.៤៥៩	៨១៦.១៤៩.៩៦៦	៣.៣៥៣.២៥២.៥៦៦	១៨១.២២១.៨៣៣	៧២២.៨០០.៧៣៥	១.៤៤២.២៤១.០៣៣	៥.៨៥៦.៩៤០.៨៣៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍បម្រែបម្រួលមូលធនដោយឡែកចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

	ធនាគារ									
	ដើមទុន		បុព្វលាភភាគហ៊ុន		ទុនបម្រុង		ប្រាក់ចំណេញរក្សាទុក		មូលធនសរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
គិតត្រឹមថ្ងៃទី១ ខែ មករា ឆ្នាំ២០២៣	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១១.៧០៦.២១៥	៤៤.២៣៥.៤៥៩	៦៧៦.០៧៤.៩៤៤	២.៨៥៤.៨១៩.២៧៧	២១០.១៣៨.០៦២	៨៤០.៣៧៥.៤០៧	១.៣៣១.០៨៦.២៨០	៥.៤៨០.០៨២.២១៩
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	-	-	១០៤.៩៥១.៩១៣	៤៣១.០៣៧.៥០៧	១០៤.៩៥១.៩១៣	៤៣១.០៣៧.៥០៧
លទ្ធផលចំណេញលម្អិតផ្សេងៗ៖										
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាព										
របស់ឧបករណ៍និស្សន្ទដែលកើតឡើងពីការ										
ការពារហានិភ័យលំហូរសាច់ប្រាក់	-	-	-	-	(៨៧៩.០៣៧)	(៣.៦១០.២០៥)	-	-	(៨៧៩.០៣៧)	(៣.៦១០.២០៥)
លទ្ធផលចំណេញលម្អិតផ្សេងៗសរុបក្នុង										
ការិយបរិច្ឆេទ	-	-	-	-	(៨៧៩.០៣៧)	(៣.៦១០.២០៥)	១០៤.៩៥១.៩១៣	៤៣១.០៣៧.៥០៧	១០៤.០៧២.៨៧៦	៤២៧.៤២២.៣០២
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖										
ការទូទាត់ភាគលាភ	-	-	-	-	-	-	(៧២.៦៩៥.៣៤៣)	(២៩៧.១០៥.៨៦៥)	(៧២.៦៩៥.៣៤៣)	(២៩៧.១០៥.៨៦៥)
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងតាម										
បទប្បញ្ញត្តិ	-	-	-	-	៦៨.៥២៥.៤៨៤	២៨១.៤៣៤.១៦៣	(៦៨.៥២៥.៤៨៤)	(២៨១.៤៣៤.១៦៣)	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	-	៥.៦៧២.១៨១	-	-	-	៥.៦៧២.១៨១
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	-	-	-	៦៨.៥២៥.៤៨៤	២៨៧.១០៦.៣៤៤	(១៤១.២២០.៨២៧)	(៥៧៨.៥៤០.០២៤)	(៧២.៦៩៥.៣៤៣)	(២៩១.៤៣៣.៦៨៤)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	៤៣៣.១៦៣.០១៩	១.៧៣២.៦៥២.០៧៦	១១.៧០៦.២១៥	៤៤.២៣៥.៤៥៩	៧៤៣.៧២៥.៤៣១	៣.១៤២.៣១៥.៤១៦	១៧៣.៨៦៩.១៤៤	៦៩២.៨៧២.៨៨៦	១.៣៦២.៤៦៣.៨១៣	៥.៦១៦.០៧៥.៨៣៧

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២៤១ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែកចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទមុនពេលបង់ពន្ធលើប្រាក់ចំណេញ					
<i>និយ័តកម្មលើ៖</i>		៨៣.៤៨៩.៨៥៤	១៣០.៦៣២.៣៩៦	៣៤២.១០៧.៤២២	៥៣៦.៥០៧.២៥១
ការខាតបង់ឱនភាពនៃតម្លៃសុទ្ធ	១០	៧៣.២២៣.៦២១	២៦.៨៥២.២៣៣	២៩៨.៧៥២.៣៧៣	១១០.២៨២.១២០
រំលស់របស់ទ្រព្យ និងបរិក្ខារ	៣១	១៧.៦១៩.៣០៣	១៦.៣៨២.៥៦២	៧១.៤៨៧.០០១	៦៧.២៨៣.១៨២
រំលស់របស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១៦	៩.២៧៧.៥៨៣	៨.៧១៤.៧៥៩	៣៧.៤៥២.៥៣៩	៣៥.៧៩១.៥១៥
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ	២៥(ក)	៨.៣០១.៩៣៧	៧.៥៧៤.២៣៥	៣៣.៨៧១.៩០៣	៣១.១២៣.៨១១
រំលស់លើទ្រព្យសកម្មអរូបី	១៥	២.៩៨៤.២៧៣	១.៨៧៦.៣៤២	១២.១៩២.១៥៤	៧.៧០៦.១៣៧
ខាតពីការប្តូររូបិយប័ណ្ណបរទេសមិនទាន់បានទទួល					
ស្គាល់		២០៧.៥១៤	៦.២៤០	៨៤៦.៦៥៧	២៥.៦២៤
ចំណាយលើមូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈ	២៥(ខ)	១.២២៩.៤២៩	១.១៩៣.០០៧	៥.០១៦.០៧០	៤.៨៩៩.៦៤០
មូលនិធិសោធននិវត្តន៍		៦៣៩.៤៧១	៤៩៤.៨១៥	២.៦០៩.០៤២	២.០៣២.២០៥
និយ័តកម្មលើទ្រព្យសកម្មអរូបី		៨៣.៨៣០	៩៧.៦០០	៣៤២.០២៦	៤០០.៨៤៣
និយ័តកម្មលើទ្រព្យ និងបរិក្ខារ		៤១.៩២៦	៣៦.៤៦៦	១៧១.០៥៤	១.៤៩៧.៦៧១
ការកត់ត្រាត្រឡប់ នៃចំណាយអត្ថប្រយោជន៍ពេលចូលនិវត្តន៍	២៥	-	(៤៩.៥២៦)	-	(២០៣.៤០៣)
ចំណូលភាគលាភ	៣០	(២៨៩.៧៧៣)	(៤០៧.៦២៩)	(១.១៨២.២៧៤)	(១.៦៧៤.១៣២)
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ និងភតិសន្យា	៣០	(៤៩៩.០២៦)	(២៤៦.៨២៣)	(២.០៣៤.៤៧៤)	(១.០១៣.៧០២)
ចំណូលការប្រាក់សុទ្ធ		(៣១៦.១២២.៧២៤)	(៣០៣.០៨២.២៥៧)	(១.២៨៩.៩៤៣.៩៣១)	(១.២៤៤.៧៥៤.៨២៩)
ការខាតបង់ពីប្រតិបត្តិការមុនពេលបម្រែបម្រួលមូលធន		(១១៩.៤៨៩.៣២២)	(១០៩.៥៩៣.៣៨៣)	(៤៨៧.៥១៦.៤៣៤)	(៤៥០.១០០.០២៣)
<i>បម្រែបម្រួលក្នុង៖</i>					
ប្រាក់បញ្ញើរបស់អតិថិជន		៩០៦.១២៦.៤៦៦	៥២៣.២៥៤.១១៩	៣.៦៩៦.៩៩៥.៩៨១	២.១៤៩.០២១.០៩៥
បំណុលផ្សេងៗ		(១៣.៦៥៣.១៣២)	(៤២.០២៣.១១០)	(៥៥.៧០៤.៧៧៩)	(១៧២.៥៨៤.៩១៣)
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ		(៦៥)	១២.៤៦៤.៥៩៦	(២៦៥)	៥១.២០៨.៥២៤
ទុនបម្រុងកាតព្វកិច្ច		(៤២.០៧៤.៧១២)	(១៧០.៩៧៩.៨៩២)	(១៧១.៦៦៤.៨២៥)	(៧០២.២១៤.៤១៦)
ប្រាក់បញ្ញើនៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		(៣១.៩៦៩.១១២)	(២.៥៧២.៥២៤)	(១៣០.៤៣៣.៩៧៧)	(១០.៥៦៥.៣៧២)
ទ្រព្យសកម្មផ្សេងៗ		១.៣៨៦.១៥២	(៥៧៧.៦៧២)	៥៦៥៥.៥០០	(២.៣៧២.៤៩៩)
ឥណទាន និងបុរេប្រទាន		(២៤០.៣២៨.៣៦៣)	(១៦៣.៧៩៤.១០៩)	(៩៨០.៥៣៩.៧២១)	(៦៧២.៧១៤.៨៣៤)
លំហូរសាច់ប្រាក់បានពីប្រតិបត្តិការ		៤៥៩.៩៩៧.៩១២	៤៦.១៨២.០២១	១.៨៧៦.៧៩១.៤៨០	១៨៩.៦៦៩.៥២២
ការប្រាក់បានទទួល		៥៦៧.៣៩១.៣២៧	៥៣៦.១៨២.៦១៦	២.៣១៤.៩៥៦.៦១៤	២.២០២.១០២.០០៤
អត្ថប្រយោជន៍ពេលចូលនិវត្តន៍បានបង់		-	(២១.៩២០.០៣៦)	-	(៩០.០២៥.៥៨៤)
អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារដែលបានបង់	២៥(ក)	(៤.៤៤៤.២១៥)	(៥.២០២.១៩៤)	(១៩.៧៦៤.៣៩៧)	(២១.៣៦៥.៤២៧)
ប្រាក់សោធននិវត្តន៍ដែលបានបង់		(៦៣៨.៩៤៧)	(៤៩៤.៨៨២)	(២.៦០៦.៩០៤)	(២.០៣២.៤៨០)
អត្ថប្រយោជន៍មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈដែលបានបង់	២៥(ខ)	(៦៧៧.៤៧៤)	(៣.៨៧២.៥២៦)	(២.៧៦៤.០៩៤)	(១៥.៩០៤.៤៦៤)
ពន្ធលើប្រាក់ចំណេញដែលបានបង់	៣២(ក)	(៧.៦២៤.៤៤០)	(៣៩.២៨៦.៥៣៩)	(៣១.១២៤.០៣៥)	(១៦១.៣៤៩.៨១៦)
ការប្រាក់ដែលបានបង់		(១៨៤.៣៤៥.៧២៥)	(១៤៥.៤៨២.២៩៤)	(៧៥២.២៩៣.៧៥៤)	(៥៩៧.៤៩៥.៧៨១)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ		៨២៩.២១៤.៤៣៨	៣៦៦.១០៦.១០២	៣.៣៨៣.១៩៤.៩០៦	១.៥០៣.៥៩៨.០១០
(យោងទៅទំព័របន្ទាប់)					

ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់ដោយឡែកចន្លោះពេល (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ					
(យោងពីទំព័រមុន)		៨២៩.២១៤.៤៣៨	៣៦៦.១០៦.១៦២	៣.៣៨៣.១៩៤.៩០៦	១.៥០៣.៥៩៨.០១០
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការប្រាក់បានមកពីការវិនិយោគ		២.៥៩២.៩៦៧	៣.៣៤៩.៩៤៦	១០.៥៧៩.៣០៥	១៣.៧៥៤.២២៨
សាច់ប្រាក់បានពីការលក់ទ្រព្យ និងបរិក្ខារ		៥១៥.០៤៩	២៦៨.៣៦១	២.១០១.៤០០	១.១០២.១៥៩
ភាគលាភបានទទួល		២៨៩.៧៧៣	៤០៧.៦២៩	១.១៨២.២៧៤	១.៦៧៤.១៣២
សាច់ប្រាក់បានមកពីការវិនិយោគដល់កាលកំណត់		២៩.៨១០.២០៨	៦៩.៨៦២.១២៤	១២១.៦២៥.៦៤៩	២៨៦.៩២៣.៧៤៣
ការទិញទ្រព្យសកម្មអរូបី	១៥	(៤.៣៦៤.៣៤២)	(១.៧៧១.៣៦១)	(១៧.៨០៦.៥១៥)	(៧.២៧៤.៩៨០)
ការទិញទ្រព្យ និងបរិក្ខារ	១៤	(១៥.៣០៨.៨២០)	(២៦.៣៧០.៤៩៦)	(៦២.៤៥៩.៩៨៦)	(១០៨.៣០៣.៦២៧)
ការទិញ ការវិនិយោគហិរញ្ញវត្ថុ		(៦៨.៧០៤.៨៤១)	-	(២៨០.៣១៥.៧៥១)	-
សាច់ប្រាក់ (ប្រើក្នុង)/មកពីសកម្មភាពវិនិយោគ		(៥៥.១៧០.០០៦)	៤៥.៧៨៦.២០៣	(២២៥.០៩៣.៦២៤)	១៨៧.៨៧៩.៦៥៥
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី		១០.០០០.០០០	៨៣.៦៣២.៥០៣	៤០.៨០០.០០០	៣៤៣.៤៧៨.៦៩០
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ		៦៨.៩៩៤.១៣១	១៤.៩៧២.៥០០	២៨១.៤៩៦.០៥៤	៦១.៤៩២.០៥៨
ការទូទាត់បំណុលកតិសន្យា (ប្រាក់ដើម)	២៤	(៩.០៣៥.៤៤៣)	(៤.៤៨២.៥១៧)	(៣៦.៨៦៤.៦០៧)	(៣៤.៨៣៧.៦៩៤)
ការសងបំណុលបន្ទាប់បន្សំ		(១៥.៨៤១.៣៨៧)	(១៥.០០០.០០០)	(៦៤.៦៣២.៨៥៩)	(៦១.៦០៥.០០០)
ចំណាយការប្រាក់ដែលបានបង់		(៥៦.០៦០.៩៥២)	(៥៦.៩០៥.៣៩៤)	(២២៨.៧២៤.៦៨៤)	(២៣៣.៧១០.៤៦៩)
ការទូទាត់ភាគលាភ		(១៤.៨០៥.៤៨០)	(៧២.៦៩៥.៣៤៣)	(៦០.៨៥០.៥២៤)	(២៩៧.១០៥.៨៦៥)
ការសងប្រាក់កម្ចី		(២១៤.២៨៩.២៣៣)	(២៣៥.៨៦៩.០៣៥)	(៨៧៤.៣០០.០៧១)	(៩៦៨.៧១៤.១២៧)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពហិរញ្ញប្បទាន		(២៣១.០៣៨.៣៦៤)	(២៩០.៣៤៧.២៩០)	(៩៤៣.០៨០.៦៩១)	(១.១៩១.០០២.៤១១)
កើនឡើង សាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ					
		៥៤៣.០០៦.០៦៨	១២១.៥០៥.០៧៥	២.២១១.០២០.៥៩១	៥០០.៤៧៥.២៥៤
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើម					
ការិយបរិច្ឆេទ		២.២៤០.៧៤៩.២១៤	១.៧១៩.៣៧០.៤៤៦	៩.១៥៣.៤៦០.៥៣៩	៧.០៧៨.៦៤៨.១២៦
លម្អៀងពីអត្រាប្តូរប្រាក់		-	-	(៦៣.៦៥០.៩៣០)	៨.៩៦៥.៥១៨
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុង					
ការិយបរិច្ឆេទ	៣៤	២.២៤០.៧៤៩.២១៤	១.៧១៩.៣៧០.៤៤៦	៩.១៥៣.៤៦០.៥៣៩	៧.០៨៧.៦០៣.៦៤៤

សកម្មភាពវិនិយោគមិនមែនសាច់ប្រាក់

សកម្មភាពវិនិយោគមិនមែនសាច់ប្រាក់ដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ផ្សេងទៀត គឺការទិញទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ ១៤) និងការទិញទ្រព្យសកម្មអរូបី (កំណត់សម្គាល់ ១៥)

សកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់

នៅអំឡុងដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ធនាគារបានចុះកិច្ចសន្យាជួលថ្មី និងទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្មចំនួន ១៣.៣៨៣.១៩៤ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ១២.៥៥៩.៥៨៥ ដុល្លារអាមេរិក) និងសិទ្ធិប្រើប្រាស់លើទ្រព្យសកម្មដែលបានបញ្ចប់ជាមុនមានទឹកប្រាក់ចំនួន ១.៦៣៣.២៧២ ដុល្លារអាមេរិក និងបំណុលកតិសន្យា មានទឹកប្រាក់ចំនួន ១.៧៥៥.៩២៦ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ១.៦៣៣.២៧២ ដុល្លារអាមេរិក និង ៧០៦.៤០១ ដុល្លារអាមេរិក) និងបានទទួលស្គាល់ចំណេញពីការបញ្ចប់ជាមុន មានទឹកប្រាក់ចំនួន ១២២.៧០៩ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ៧១.១៦៩ ដុល្លារអាមេរិក) ដែលជាប្រតិបត្តិការមិនមែនសាច់ប្រាក់។

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ នៅទំព័រទី២៦ ដល់ទី២៤១ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១. ព័ត៌មានទូទៅ

មុនថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ហៅកាត់ថា “ABC” ឬ “ធនាគារ”) គឺជាក្រុមហ៊ុនមហាជន ទទួលខុសត្រូវមានកម្រិត ដែលបង្កើតឡើងក្រោមច្បាប់ព្រះរាជាណាចក្រកម្ពុជា ហើយធ្វើប្រតិបត្តិការជាធនាគារឯកទេសដែល មានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងមានសាខាចំនួន ១៤ ក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារជាតិ នៃ កម្ពុជា (“NBC”) បានផ្តល់អាជ្ញាបណ្ណដល់ធនាគារ ជាធនាគារពាណិជ្ជកម្ម សម្រាប់រយៈពេល ៣ឆ្នាំ គិត ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៣។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ អាជ្ញាបណ្ណរបស់ធនាគារត្រូវបានធ្វើជាថ្មីម្តងទៀតទៅជាអាជ្ញា បណ្ណអចិន្ត្រៃយ៍។ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារជាតិក្នុងការចុះបញ្ជីនៅលើទីផ្សារមូលបត្រកម្ពុជា (“ផមក”)។

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ និយ័តកម្មមូលបត្រកម្ពុជា (“ន.ម.ក”) បានអនុម័តសំណើរបស់ធនាគារសម្រាប់ភ្នាក់ងារ ទូទាត់សាច់ប្រាក់ ភ្នាក់ងារចុះបញ្ជី ភ្នាក់ងារផ្ទេរប្រាក់របស់ខ្លួន ហើយ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក (“ACS”) ដែលជា បុត្រសម្ព័ន្ធកាន់កាប់ដោយធនាគារ ជាភ្នាក់ងារមូលបត្របំណុល នៅពេលធនាគារបោះផ្សាយនូវមូលបត្របំណុលបែតងនៅលើ ទីផ្សារមូលបត្រកម្ពុជា។

ការិយាល័យចុះបញ្ជីរបស់ធនាគារ មានទីតាំងស្ថិតនៅអគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ធនាគារធ្វើប្រតិបត្តិការក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិ នៃ កម្ពុជា ដោយផ្តោតជាពិសេសលើការផ្តល់ឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតសម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ព្រមទាំងសកម្មភាពអាជីវកម្ម ដទៃទៀត ដែលក្រុមប្រឹក្សាភិបាលជឿជាក់ថាគាំទ្រដល់គោលបំណងនេះ។

ធនាគារ និងបុត្រសម្ព័ន្ធចំនួន៤របស់ខ្លួន (ដែលហៅថា “សម្ព័ន្ធធនាគារ”) កំពុងធ្វើប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រ កម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (“PDR”) និងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ សកម្មភាព ចម្បងៗរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ១៣ លើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នោះពេល។ បច្ចុប្បន្នសម្ព័ន្ធធនាគារមានចំនួន ២៦៤ ការិយាល័យទូទាំងខេត្តក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៣៧ ការិយាល័យ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ១៧ ការិយាល័យ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ព័ន្ធធនាគារ និងធនាគារ មានបុគ្គលិកចំនួន ១៣.៥២៥ នាក់ និង ១២.០៣៥ នាក់ រៀងគ្នា (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ ១៣.៥០៣ នាក់ និង ១២.០៤៥ នាក់ រៀងគ្នា)។

របាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល និង ដោយឡែកឆ្នោះពេល គិតត្រឹម និង សម្រាប់កាលបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវបានអនុម័ត និង អនុញ្ញាតឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត

គោលនយោបាយគណនេយ្យជាសារវន្តខាងក្រោមនេះ ត្រូវបានអនុវត្តដោយសម្ព័ន្ធធនាគារ និងធនាគារ ក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុឆ្នោះពេលនេះ។ គោលនយោបាយទាំងអស់នេះ ត្រូវបានយកមកអនុវត្តប្រកបដោយសង្គតិភាពនៅគ្រប់ ការិយបរិច្ឆេទ លើកលែងតែមានការបញ្ជាក់បន្ថែម។

(ក) មូលដ្ឋាននៃការរៀបចំ និងបង្ហាញ

របាយការណ៍ហិរញ្ញវត្ថុឆ្នោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“ស.វ.ទ.ហ.អ.ក”)។ របាយការណ៍ហិរញ្ញវត្ថុរួមនិង ដោយឡែកឆ្នោះពេល ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងតែធាតុមួយចំនួនដែលមិនត្រូវបាន រៀបចំឡើងទៅតាមមូលដ្ឋានថ្លៃដើមមានដូចជា៖

- ឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងនិស្សន្ទ ដែលបានកំណត់តម្លៃតាមតម្លៃសមស្រប

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ក) មូលដ្ឋាននៃការរៀបចំ និងបង្ហាញ (ត)

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល អនុលោមទៅតាម ស.វ.ទ.ហ.អ.ក តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មាន គណនេយ្យសំខាន់ៗ។ ភាគីតម្រូវឱ្យក្រុមប្រឹក្សាភិបាលធ្វើការវិនិច្ឆ័យក្នុងដំណើរការអនុវត្តគោលនយោបាយគណនេយ្យរបស់ សម្ព័ន្ធធនាគារ និងធនាគារ។ ផ្នែកពាក់ព័ន្ធនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញដែលមានកម្រិតខ្ពស់ ឬផ្នែកណាមួយដែលមាន ការសន្មត និងមានការប៉ាន់ស្មានជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ លេខ ៤។

សម្ព័ន្ធធនាគារ និងធនាគារ លាតត្រដាងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នោះពេលដោយផ្អែកលើសន្ទនីយភាព។ ជាទូទៅទ្រព្យសកម្ម និងបំណុល ដែលត្រូវបានរំពឹងថានឹងប្រមូលបានមកវិញ ឬបានទូទាត់លើសពី១២ខែ បន្ទាប់ពីការិយបរិច្ឆេទ របាយការណ៍គឺត្រូវបានទុកជាទ្រព្យសកម្មរយៈពេលវែង និងបំណុលរយៈពេលវែង។

របាយការណ៍ហិរញ្ញវត្ថុឆ្នោះពេលជាភាសាអង់គ្លេស ត្រូវបានរៀបចំចេញពីរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេលជាភាសា ខ្មែរ។ ក្នុងករណីមានទំនាស់ ឬការបកស្រាយខុសគ្នារវាងភាសាទាំងពីរ ត្រូវយករបាយការណ៍ហិរញ្ញវត្ថុភាសាខ្មែរ ជាគោល។

(ខ) ការប្រើប្រាស់ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្ម

(i) ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្មដែលចូលជាធរមាននៅក្នុងអំឡុងការិយបរិច្ឆេទ

សម្ព័ន្ធធនាគារ និងធនាគារ បានអនុវត្តស្តង់ដាគណនេយ្យ និងការបកស្រាយទាំងអស់គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្មត្រូវបានរាយការណ៍ថាអាចអនុវត្តបាន ហើយមិនមានផលប៉ះពាល់ជា សារវន្តដល់របាយការណ៍ហិរញ្ញវត្ថុឆ្នោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ដូចខាងក្រោម៖

- ចំណាត់ថ្នាក់បំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង (វិសោធនកម្មលើ ស.គ.អ.ក ១)

វិសោធនកម្មក្នុងការចាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង (វិសោធនកម្មលើ ស.គ.អ.ក ១) ប៉ះពាល់ តែការបង្ហាញនៃបំណុលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុប៉ុណ្ណោះ មិនមែនជាចំនួន ឬពេលវេលានៃការទទួលស្គាល់ ទ្រព្យសកម្ម បំណុល ចំណូល ឬការចំណាយណាមួយ ឬព័ត៌មាន ដែលអង្គភាពបង្ហាញអំពីធាតុទាំងនោះទេ។

ការចាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង គួរតែផ្អែកលើសិទ្ធិដែលមាននៅចុងការិយបរិច្ឆេទរបាយ ការណ៍ ហើយស្របនឹងពាក្យពេចន៍នៅក្នុងកថាខណ្ឌដែលរងផលប៉ះពាល់ទាំងអស់ សំដៅលើ “សិទ្ធិ” ដើម្បីពន្យារការទូទាត់ យ៉ាងហោចណាស់ដប់ពីរខែនិងបញ្ជាក់ឱ្យច្បាស់ថាមានតែសិទ្ធិនៅក្នុងកន្លែង “នៅចុងការិយបរិច្ឆេទរបាយការណ៍” ប៉ុណ្ណោះ ដែលគួរតែប៉ះពាល់ដល់ការចាត់ថ្នាក់នៃបំណុលបញ្ជាក់ឱ្យច្បាស់ថាការចាត់ថ្នាក់ គឺមិនប៉ះពាល់ដោយការរំពឹងទុកអំពី ថាតើ អង្គភាពមួយនឹងអនុវត្តសិទ្ធិរបស់ខ្លួនក្នុងការ ពន្យារពេលការទូទាត់បំណុល និង ធ្វើឱ្យច្បាស់ថាការទូទាត់សំដៅទៅលើការផ្ទេរទៅ ឱ្យភាគីនៃសាច់ប្រាក់ ឧបករណ៍មូលធន ទ្រព្យសម្បត្តិ ឬសេវាកម្មផ្សេងៗទៀត។

- បំណុលរយៈពេលវែងដែលមានកិច្ចព្រមព្រៀង (វិសោធនកម្មលើ ស.គ.អ.ក ១)

កែប្រែលក្ខខណ្ឌតម្រូវ ដែលណែនាំដោយការចាត់ថ្នាក់នៃរយៈពេលខ្លី ឬបំណុលរយៈពេលវែង អំពីរបៀបដែលអង្គភាព ចាត់ថ្នាក់បំណុល និងបំណុលហិរញ្ញវត្ថុផ្សេងៗទៀតថាជារយៈពេលខ្លី ឬបំណុលរយៈពេលវែង ក្នុងកាលៈទេសៈជាក់លាក់៖ មាន តែកិច្ចព្រមព្រៀង ដែលអង្គភាពតម្រូវឱ្យអនុវត្តនៅ ឬមុនកាលបរិច្ឆេទរបាយការណ៍ ដែលប៉ះពាល់ដល់ការចាត់ថ្នាក់នៃបំណុល រយៈពេលខ្លី ឬបំណុលរយៈពេលវែង។ លើសពីនេះ អង្គភាពមួយត្រូវបង្ហាញព័ត៌មាននៅក្នុងកំណត់សម្គាល់ ដែលអាចឱ្យ អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុយល់អំពីហានិភ័យ ដែលបំណុលរយៈពេលវែង ជាមួយកិច្ចព្រមព្រៀងអាចនឹងត្រូវសងវិញ ក្នុងរយៈពេលដប់ពីរខែ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ខ) ការប្រើប្រាស់ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្ម (ត)

(ii) ស្តង់ដាគណនេយ្យដែលបានធ្វើវិសោធនកម្ម ដែលមិនទាន់មានប្រសិទ្ធភាពនៅឡើយ និងមិនទាន់បានអនុវត្ត

ស្តង់ដាគណនេយ្យថ្មី និងវិសោធនកម្មលើស្តង់ដាគណនេយ្យត្រូវបានបោះពុម្ពផ្សាយ ដែលមិនមែនជាកាតព្វកិច្ចសម្រាប់ការិយបរិច្ឆេទរបាយការណ៍ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ហើយមិនត្រូវបានអនុវត្តមុនដោយសម្ព័ន្ធធនាគារ និងធនាគារផងដែរ។

- វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះខាតនៃការផ្លាស់ប្តូរ (មានប្រសិទ្ធភាពសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំចាប់ពី ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៥)
- វិសោធនកម្មលើចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ-វិសោធនកម្មលើ ស.វ.ទ.ហ.អ.ក ៩ និងស.វ.ទ.ហ.អ.ក៧ (មានប្រសិទ្ធភាពសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំ ដែលចាប់ផ្តើមពី ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៦)
- ស.វ.ទ.ហ.អ.ក ១៨ ការដាក់បង្ហាញ និងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ (មានប្រសិទ្ធភាពសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំចាប់ពី ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៧)
- ស.វ.ទ.ហ.អ.ក ១៩ ការលាតត្រដាងព័ត៌មានក្រុមហ៊ុនបុត្រសម្ព័ន្ធមិនទទួលខុសត្រូវជាសាធារណៈ (មានប្រសិទ្ធភាពសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំចាប់ពី ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២៧)

សម្ព័ន្ធធនាគារ និងធនាគារ មិនរំពឹងថាការអនុវត្តវិសោធនកម្មស្តង់ដាគណនេយ្យដែលបានរៀបរាប់ខាងលើនឹងមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារនាពេលអនាគតនោះទេ។

(គ) របាយការណ៍ហិរញ្ញវត្ថុរួម

(i) ក្រុមហ៊ុនបុត្រសម្ព័ន្ធ

ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាក្រុមហ៊ុនទាំងឡាយណាដែលសម្ព័ន្ធមានអភិបាលភាព។ សម្ព័ន្ធអភិបាលទៅលើក្រុមហ៊ុនមួយនៅពេលដែលសម្ព័ន្ធប្រឈម ឬមានសិទ្ធិចំពោះផលអចេរីពីការវិនិយោគជាមួយក្រុមហ៊ុន និងមានឥទ្ធិពលទៅលើផលទាំងនោះតាមរយៈសិទ្ធិអំណាចរបស់ខ្លួនក្នុងការដឹកនាំសកម្មភាពដែលពាក់ព័ន្ធរបស់ក្រុមហ៊ុន។

របាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល គឺរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ ដែលបានរៀបចំសម្រាប់ដំណាច់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានរួមបញ្ចូលគ្នាចាប់ពីកាលបរិច្ឆេទដែលអភិបាលភាពត្រូវបានផ្ទេរទៅឱ្យ ធនាគារ និងបញ្ចប់ការរួមបញ្ចូលគ្នាចាប់ពីកាលបរិច្ឆេទដែលអភិបាលភាពបានបញ្ចប់។

រាល់ប្រតិបត្តិការ និងសមតុល្យជាសារវន្តរវាងសម្ព័ន្ធធនាគារ ត្រូវបានលុបចោល ហើយរបាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល ឆ្លុះបញ្ចាំងតែប្រតិបត្តិការខាងក្រៅតែប៉ុណ្ណោះ។ នៅពេលចាំបាច់ គោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានផ្លាស់ប្តូរដើម្បីធានាឱ្យបាននូវសង្គតិភាពជាមួយនឹងគោលនយោបាយដែលអនុវត្តដោយសម្ព័ន្ធធនាគារ។

(ii) ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ

ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានរាយការណ៍តាមផ្ទៃដើម ដកការខាតបង់ឱនភាពនៃតម្លៃបង្កនៅក្នុងរបាយការណ៍ដោយឡែកចន្លោះពេលរបស់ធនាគារ។ នៅពេលលក់ការវិនិយោគនោះចេញវិញ តម្លៃលម្អៀងរវាងតម្លៃតបស្ទង់ដែលបានមកពីការលក់ និងតម្លៃយោងរបស់វា ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែកចន្លោះពេល។

ចំនួនទឹកប្រាក់ដែលត្រូវទទួលបានពីក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលធនាគារមិនរំពឹងថានឹងសងត្រឡប់មកវិញនាពេលអនាគត ត្រូវបានចាត់ទុកជាផ្នែកមួយនៃការវិនិយោគរបស់ធនាគារនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(គ) របាយការណ៍ហិរញ្ញវត្ថុរួម (ត)

(iii) ការផ្លាស់ប្តូរអត្ថប្រយោជន៍ភាគហ៊ុនក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដោយមិនផ្លាស់ប្តូរអភិបាលភាព

ប្រតិបត្តិការជាមួយភាគកម្មមិនមានអភិបាលភាព (“NCI”) ដែលមិនធ្វើឱ្យមានការបាត់បង់អភិបាលភាពត្រូវបានកត់ត្រាជាប្រតិបត្តិការមូលធន ដូចប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុនក្នុងនាមជាម្ចាស់ដែរ។ ករណីមានការទិញពីភាគកម្មមិនមានអភិបាលភាពលម្អៀងរវាងតម្លៃតបស្នងដែលបានបង់ និងចំណែកពាក់ព័ន្ធនៃតម្លៃយោងទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានទិញត្រូវបានកត់ត្រាជាកម្មវិធីមូលធន។ ករណីមានការលក់ភាគកម្មមិនមានអភិបាលភាពលម្អៀងរវាងតម្លៃតបស្នងដែលបានទទួលនិងចំណែកភាគហ៊ុនពាក់ព័ន្ធនៃភាគកម្មមិនមានអភិបាលភាពដែលបានលក់ក៏ត្រូវកត់ត្រាក្នុងមូលធនដែរ។

(iv) ភាគកម្មមិនមានអភិបាលភាព

ភាគកម្មមិនមានអភិបាលភាពត្រូវបានវាស់វែងដំបូង តាមចំណែកសមាមាត្រនៃទ្រព្យសកម្មសុទ្ធដែលអាចកំណត់អត្តសញ្ញាណនៅកាលបរិច្ឆេទនៃការទិញ។

ការផ្លាស់ប្តូរភាគកម្មនៅក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលមិនធ្វើឱ្យមានការបាត់បង់អភិបាលភាពត្រូវបានកត់ត្រាជាប្រតិបត្តិការមូលធន។

អង្គភាពមានជម្រើសតាមមូលដ្ឋានរួមបញ្ចូលគ្នា ដើម្បីវាស់វែងភាគកម្មមិនមានអភិបាលភាពណាមួយ ក្នុងការទិញតាមចំណែកសមាមាត្រនៃទ្រព្យសកម្មសុទ្ធដែលអាចកំណត់អត្តសញ្ញាណនៃការទិញ ឬតាមតម្លៃសមស្រប។ សម្ព័ន្ធធនាគារ បានជ្រើសរើសដើម្បីរក្សាវិធីសាស្ត្រពីមុន។

ភាគកម្មមិនមានអភិបាលភាព នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានកំណត់ដាច់ដោយឡែកពីមូលធនរបស់សម្ព័ន្ធធនាគារ។ បន្ទាប់ពីការទិញ តម្លៃចុះបញ្ជីរបស់ភាគកម្មមិនមានអភិបាលភាព គឺជាចំនួននៃភាគកម្មទាំងនោះ ដែលបានទទួលស្គាល់ដំបូងបូកនឹងចំណែករបស់ភាគកម្មមិនមានអភិបាលភាពនៃបម្រែបម្រួលមូលធនបន្តបន្ទាប់។

(ឃ) ការប្រែសម្រួលរូបិយប័ណ្ណបរទេស

(i) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ការបង្ហាញ

ធាតុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ ត្រូវបានវាស់វែងដោយប្រើប្រាស់រូបិយប័ណ្ណនៃបរិស្ថានសេដ្ឋកិច្ចសំខាន់ ដែលក្រុមហ៊ុនប្រើនៅក្នុងកិច្ចប្រតិបត្តិការ (“រូបិយប័ណ្ណមុខងារ”)។ របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក (“US\$”) ដែលជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ការបង្ហាញរបស់សម្ព័ន្ធធនាគារ និងធនាគារ។

(ii) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗក្រៅពី US\$ ត្រូវបានប្រែសម្រួលទៅជារូបិយប័ណ្ណមុខងារ តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណបរទេសដែលកើតមកពីការទូទាត់ប្រតិបត្តិការទាំងនេះ និងពីការប្រែសម្រួលអត្រាប្តូរប្រាក់ នៅចុងការិយបរិច្ឆេទរបស់ទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានា ដែលកំណត់ជារូបិយប័ណ្ណផ្សេងៗ ក្រៅពី US\$ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល។

(iii) សម្ព័ន្ធធនាគារ

របាយការណ៍លទ្ធផល និងស្ថានភាពហិរញ្ញវត្ថុ ចន្លោះពេលនៃកិច្ចប្រតិបត្តិការក្រៅប្រទេស (ដែលមិនមានរូបិយប័ណ្ណនៃសេដ្ឋកិច្ចដែលមានអតិផរណាខ្ពស់ហួសហេតុ) ដែលមានរូបិយប័ណ្ណមុខងារខុសគ្នាពីរូបិយប័ណ្ណសម្រាប់ការបង្ហាញរបស់ធនាគារត្រូវបានប្រែសម្រួលទៅជារូបិយប័ណ្ណសម្រាប់ការបង្ហាញដូចខាងក្រោម៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ឃ) ការប្រែសម្រួលរូបិយប័ណ្ណបរទេស (ត)

(iii) សម្ព័ន្ធធនាគារ (ត)

- ក) ទ្រព្យសកម្ម និងបំណុលសម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលនីមួយៗដែលបានបង្ហាញ ត្រូវបានប្រែសម្រួលតាមអត្រាបិទបញ្ជីនៅចុងការិយបរិច្ឆេទនៃរបាយការណ៍
- ខ) ប្រាក់ចំណូល និងចំណាយ សម្រាប់របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេលនីមួយៗដែលបានបង្ហាញ ត្រូវបានប្រែសម្រួលតាមអត្រាប្តូរប្រាក់ជាមធ្យម (លើកលែងតែអត្រាប្តូររូបិយប័ណ្ណមធ្យមនេះមិនមែនជាភាពប្រហាក់ប្រហែលសមហេតុផលនៃផលប៉ះពាល់បង្ករបស់អត្រា នៅកាលបរិច្ឆេទប្រតិបត្តិការក្នុងករណីដែលចំណូល និងចំណាយ ត្រូវបានប្រែសម្រួលតាមអត្រានៅកាលបរិច្ឆេទនៃប្រតិបត្តិការនេះ) និង
- គ) រាល់ភាពខុសគ្នានៃលម្អៀងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជាសមាសធាតុដាច់ដោយឡែកនៃមូលធន។

ជាមធ្យមលម្អៀងពីការប្តូររូបិយប័ណ្ណដែលកើតឡើងពីការប្រែសម្រួល នៃការវិនិយោគសុទ្ធនៅក្នុងកិច្ចប្រតិបត្តិការបរទេសណាមួយ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ នៅក្នុងមូលដ្ឋាននៃការរួមបញ្ចូលគ្នា។ នៅពេលកិច្ចប្រតិបត្តិការបរទេស ត្រូវបានលក់ដោយផ្នែកលម្អៀងពីការប្តូរ រូបិយប័ណ្ណ ត្រូវបានចាត់ថ្នាក់ឡើងវិញទៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល ដែលជាចំណេញ ឬខាតពីការលក់។

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(i) ការទទួលស្គាល់ និងការវាស់វែងលើកដំបូង

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់លើកដំបូងនូវឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើ ប្រាក់កម្ចី និង បំណុលបន្ទាប់បន្សំ នៅកាលបរិច្ឆេទដែលកើតមាន។ ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (រួមមានការទិញ និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុជាប្រចាំ) ត្រូវបានទទួលស្គាល់នៅកាលបរិច្ឆេទជួញដូរ ដែលសម្ព័ន្ធធនាគារ និងធនាគារក្លាយជាភាគីនៃកិច្ចសន្យារបស់ឧបករណ៍។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងលើកដំបូងតាមតម្លៃសមស្រប ឬកន្លះឧបករណ៍ដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត (“FVTPL”) ចំណាយប្រតិបត្តិការដែលកើតមកពីការទិញ ឬចេញផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

(ii) ការធ្វើចំណាត់ថ្នាក់

នៅក្នុងការទទួលស្គាល់លើកដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ជាថ្លៃដើមបានរំលស់តម្លៃសមស្របតាមរយៈចំណេញ ឬខាត (“FVTPL”) ឬតម្លៃសមស្របតាមរយៈលទ្ធផលលម្អិតផ្សេងៗ (“FVOCI”)។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ ប្រសិនបើវាបំពេញតាមលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងម៉ូដែលអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យានិង
- លក្ខខណ្ឌនៃកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរសាច់ប្រាក់ ដែលត្រូវទូទាត់តែប្រាក់ដើម និងការប្រាក់ តាមបរិមាណប្រាក់ដើមនៅជំពាក់ (“SPPI”)។

ឧបករណ៍បំណុល ត្រូវបានវាស់វែងតាម FVOCI លុះត្រាតែវាបានបំពេញតាមលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងម៉ូដែលអាជីវកម្ម ក្នុងគោលបំណងរក្សាទុក ដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងការលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌនៃកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរសាច់ប្រាក់ ដែលជា SPPI។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

(ii) ការធ្វើចំណាត់ថ្នាក់ (ត)

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរ សម្ព័ន្ធធនាគារ និង ធនាគារ ត្រូវអាចជ្រើសរើសជាស្ថាពរដើម្បីបង្ហាញការប្រែប្រួលតម្លៃសមស្របនៅគ្រាបន្ទាប់ក្នុងលទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើមូលដ្ឋានតាមការវិនិយោគនីមួយៗ។ ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធធនាគារ និង ធនាគារ មិនបានជ្រើសរើសដូច្នេះឡើយ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតដែលត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL។ គិតត្រឹមកាលបរិច្ឆេទនៃ របាយការណ៍សម្ព័ន្ធធនាគារ និងធនាគារមិនមានទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL ទេ។

បន្ថែមពីនេះទៀត ការទទួលស្គាល់ដំបូង សម្ព័ន្ធធនាគារ និងធនាគារអាចកំណត់ជាស្ថាពរនូវទ្រព្យសកម្មហិរញ្ញវត្ថុដែល បំពេញតាមតម្រូវការ ហើយត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ FVOCI ឬ FVTPL ប្រសិនបើអនុវត្តដូច្នេះការលុបបំបាត់ ឬកាត់បន្ថយជាសារវន្តរវាងមិនស្មើគ្នានៃគណនេយ្យដែលនឹងកើតមានឡើង។

ការវាយតម្លៃម៉ូដែលអាជីវកម្ម

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃម៉ូដែលអាជីវកម្ម ដែលទ្រព្យសកម្មមួយត្រូវបានកាន់កាប់ ក្នុងកម្រិតសម្ពាធស៊ីលីដីមួយ ព្រោះវាឆ្លុះបញ្ចាំងបានល្អបំផុតអំពីមធ្យោបាយដែលអាជីវកម្មត្រូវបានគ្រប់គ្រង និងព័ត៌មាន ដែលបានផ្តល់ជូនអ្នកគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានចែងសម្រាប់សម្ពាធស៊ីលីដី និងការអនុវត្តជាក់ស្តែងនូវគោល នយោបាយទាំងនោះ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្ដោតលើការស្វែងរកចំណូលការប្រាក់ តាមកិច្ចសន្យារក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឱ្យស៊ីសង្វាក់គ្នារវាង រយៈពេលនៃទ្រព្យសកម្មហិរញ្ញ វត្ថុទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឱ្យមានលំហូរសាច់ ប្រាក់តាមរយៈការលក់ទ្រព្យសកម្ម
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសម្ពាធស៊ីលីដីនិងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់សម្ព័ន្ធធនាគារនិង ធនាគារ
- ហានិភ័យដែលជះឥទ្ធិពលដល់លទ្ធផលនៃម៉ូដែលអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងម៉ូដែល អាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់ផ្អែកលើតម្លៃសមស្របនៃ ទ្រព្យសកម្មដែលបានគ្រប់គ្រង ឬលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណនិងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់ទាំងនោះ និងការរំពឹងទុកអំពី សកម្មភាពនៃការលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពនៃការលក់មិនត្រូវ បានយកមកពិចារណាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទាំងមូលនៃវិធីសាស្ត្រដែលសម្ព័ន្ធ ធនាគារ និងធនាគារ បានចែងអំពីគោលបំណងសម្រាប់សម្រេចបានការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុនិងវិធី សាស្ត្រក្នុងការទទួលបានលំហូរសាច់ប្រាក់។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលទុកសម្រាប់ការជួញដូរ ឬចាត់ចែង ហើយដែលលទ្ធផលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបាន វាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនទុកសម្រាប់ប្រមូល សាច់ប្រាក់តាមកិច្ចសន្យា ឬមិនមែនទុកសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii) ការធ្វើចំណាត់ថ្នាក់ (ត)

ការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យាជា SPPI

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់លើកដំបូង។ “ការប្រាក់” គឺជាតម្លៃបង្កើតឡើងដោយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យឥណទានដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើម នៅជាប់ជំពាក់ ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសន្ទនីយភាព និងចំណាយរដ្ឋបាល) រួមទាំងកម្រិតប្រាក់ចំណេញ។

សម្ព័ន្ធធនាគារ និងធនាគារពិចារណាទៅលើលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ ដើម្បីវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យា គឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ដែរឬទេ។ រាល់បញ្ចូលការវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែល មិនអាចបំពេញតាមលក្ខខណ្ឌនេះបាន។

ក្នុងការវាយតម្លៃ សម្ព័ន្ធធនាគារ និងធនាគារ ពិចារណាទៅលើ៖

- ព្រឹត្តិការណ៍ជាយថាហេតុដែលអាចផ្លាស់ប្តូរចំនួន និងពេលវេលានៃលំហូរសាច់ប្រាក់
- លក្ខណៈពិសេសជាអនុភាព
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតសម្ព័ន្ធធនាគារ និងធនាគារ ក្នុងការទាមទារមកវិញនូវលំហូរសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ដូចជា ឥណទានមានទ្រព្យដាក់បញ្ចាំជាក់លាក់) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃបង្កើតឡើងពីពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមរយៈពេលកំណត់)។

សម្ព័ន្ធធនាគារ និងធនាគារមានសំពៀតឥណទានមានអត្រាថេររយៈពេលវែង ដែលសម្ព័ន្ធធនាគារ និងធនាគារមានជម្រើសស្នើឱ្យកែប្រែអត្រាការប្រាក់នៅកាលបរិច្ឆេទនៃការកំណត់ជាថ្មីឡើងវិញ តាមរយៈពេលកំណត់។ សិទ្ធិកំណត់ឡើងវិញទាំងនេះ ត្រូវបានកម្រិតតាមអត្រាទីផ្សារនៅពេលមានការកែប្រែដែលសម្ព័ន្ធធនាគារ និងធនាគារមានជម្រើសក្នុងការទទួលយកអត្រាការប្រាក់ ដែលបានកែតម្រូវ ឬសងប្រាក់ដើមឥណទានដោយមិនមានការពិន័យ។ សម្ព័ន្ធធនាគារ និងធនាគារបានកំណត់ថា លំហូរសាច់ប្រាក់តាមកិច្ចសន្យានៃឥណទានទាំងនេះ គឺជា SPPI ពីព្រោះជម្រើសមានការផ្លាស់ប្តូរអត្រាការប្រាក់តាមរបៀបមួយដែលជាតម្លៃបង្កើតឡើងដោយសម្រាប់ពេលវេលានៃការប្រើប្រាស់សាច់ប្រាក់ ហានិភ័យឥណទាន និងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀតព្រមទាំងចំណាយទាក់ទងនឹងចំនួនប្រាក់ដើមដែលនៅជាប់ជំពាក់។

ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយសម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបានធានាដោយទ្រព្យដាក់បញ្ចាំពីអតិថិជនបានកម្រិតសម្ព័ន្ធធនាគារ និងធនាគារក្នុងការទាមទារលំហូរសាច់ប្រាក់របស់ទ្រព្យដាក់បញ្ចាំ (ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់)។ ក្នុងករណីនេះ សម្ព័ន្ធធនាគារ និងធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទាននោះ បំពេញតាមលក្ខខណ្ឌទូទាត់តែប្រាក់ដើម និងការប្រាក់ដែរឬទេ។ ជាទូទៅ សម្ព័ន្ធធនាគារ និងធនាគារ ពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃសំណងឥណទានដែរឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជន គឺជាបុគ្គលឬក្រុម ឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោលបំណងពិសេស

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii) ការធ្វើចំណាត់ថ្នាក់ (ត)

ឥណទានដែលមានទ្រព្យដាក់បញ្ចាំជាក់លាក់ (ត)

- ហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារនៃការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលទ្រព្យដាក់បញ្ចាំពេញលេញ
- វិសាលភាពដែលទ្រព្យដាក់បញ្ចាំបង្ហាញពីទ្រព្យសកម្មរបស់អតិថិជនទាំងអស់ឬជាផ្នែកណាមួយ និង
- ថាតើសម្ព័ន្ធធនាគារនិងធនាគារនឹងទទួលបានអត្ថប្រយោជន៍ពីការកើនតម្លៃនៃទ្រព្យសកម្មនេះឬទេ។

ការធ្វើចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានចាត់ថ្នាក់ឡើងវិញបន្ទាប់ពីការទទួលស្គាល់លើកដំបូងឡើយ លើកលែងតែក្នុងអំឡុងពេលបន្ទាប់ពីសម្ព័ន្ធធនាគារ និងធនាគារផ្លាស់ប្តូរម៉ូដែលអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារ បានចាត់ថ្នាក់បំណុលហិរញ្ញវត្ថុរបស់ខ្លួន ក្រៅពីការធានាហិរញ្ញវត្ថុ និងការសន្យាផ្តល់ឥណទាន តាមថ្លៃដើមបានរំលស់ ឬ FVTPL។ គិតត្រឹមកាលបរិច្ឆេទរបាយការណ៍សម្ព័ន្ធធនាគារ និងធនាគារមិនមានបំណុលហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL ទេ។

(iii) ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារ ឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិតាមកិច្ចសន្យាក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ [សូមមើលកំណត់សម្គាល់២(ង)(iv)] ឬការផ្ទេរសិទ្ធិទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលរាល់ហានិភ័យ និងផលចំណេញស្ទើរតែទាំងអស់នៃភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានផ្ទេរ ឬក្នុងករណីដែលសម្ព័ន្ធធនាគារ និងធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវហានិភ័យ និងផលចំណេញស្ទើរតែទាំងអស់នៃភាពជាកម្មសិទ្ធិ ហើយវាមិនរក្សាអភិបាលភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុឡើយ។

នៅពេលដែលមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i). តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលបានទទួលយក) និង (ii). ចំណេញ ឬខាតសរុបបង្ក ដែលបានទទួលស្គាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

ការចំណេញ ឬខាតសរុបបង្ក ដែលត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ទាក់ទងនឹងមូលបត្រវិនិយោគមូលធន ដែលបានកំណត់ជា FVOCI មិនត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត នៅពេលដែលមានការឈប់ទទួលស្គាល់នូវមូលបត្របែបនេះឡើយ។ ភាគកម្មលើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានផ្ទេរហើយមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការឈប់ទទួលស្គាល់ដែលត្រូវបានបង្កើត ឬរក្សាទុកដោយ សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានទទួលស្គាល់ជា ទ្រព្យសកម្ម ឬបំណុលដាច់ដោយឡែក។

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុមួយ នៅពេលកាតព្វកិច្ចតាមកិច្ចសន្យាត្រូវបានបោះបង់ចោល ឬត្រូវបានលុបចោល ឬផុតកាលកំណត់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv) ការកែប្រែនៃទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះសម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃថាតើលំហូរសាច់ប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំងឬទេ។ សម្ព័ន្ធធនាគារ និងធនាគារពិចារណាទៅលើភាពខុសគ្នាផ្សេងទៀត ក្នុងចំណោមភាពខុសគ្នាទាំងនោះដូចខាងក្រោម៖

- ថាតើប្រសិនបើអ្នកខ្ចីមានការលំបាកផ្នែកហិរញ្ញវត្ថុ ការកែប្រែនេះគ្រាន់តែជាការកាត់បន្ថយលំហូរសាច់ប្រាក់តាមកិច្ចសន្យាទៅនឹងចំនួនទឹកប្រាក់ ដែលអ្នកខ្ចីត្រូវបានគេរំពឹងថានឹងអាចទូទាត់បានដែរឬទេ
- ថាតើលក្ខខណ្ឌថ្មីសំខាន់ៗទាំងឡាយដែលត្រូវបានណែនាំ ថានឹងមានផលប៉ះពាល់ដល់ទម្រង់ ហានិភ័យនៃប្រាក់កម្ចីដែរឬទេ
- ការពន្យារពេលលក្ខខណ្ឌកម្ចីជាសារវន្តនៅពេលដែលអ្នកខ្ចីមិនមានការលំបាកផ្នែកហិរញ្ញវត្ថុ
- ការផ្លាស់ប្តូរជាសារវន្តនៃអត្រាការប្រាក់
- ការផ្លាស់ប្តូររូបិយប័ណ្ណ ដែលត្រូវបានកំណត់នៅក្នុងឥណទាន និង/ឬ
- ការរួមបញ្ចូលទ្រព្យបញ្ចាំ ទ្រព្យតម្កល់នានា ឬការពង្រឹងឥណទាន ដែលនឹងមានឥទ្ធិពលលើហានិភ័យឥណទានជាសារវន្តដែលពាក់ព័ន្ធនឹងឥណទាន ។

ប្រសិនបើលំហូរសាច់ប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតកាលកំណត់។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ [សូមមើលកំណត់សម្គាល់លេខ២(ង)(iii)] ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មីមួយត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប បូកនឹងចំណាយប្រតិបត្តិការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានកាត់ត្រាដូចខាងក្រោម៖

- ថ្លៃសេវាដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និង ថ្លៃសេវាដែលជាសំណងនៃចំណាយប្រតិបត្តិការដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងលើកដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ ឬខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើការឈប់ទទួលស្គាល់។

ប្រសិនបើលំហូរសាច់ប្រាក់ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមានៃលក្ខខណ្ឌតាមកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើសម្ព័ន្ធធនាគារ ឬធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឱ្យមានការលើកលែងចំពោះលំហូរសាច់ប្រាក់ នោះត្រូវពិចារណាជាដំបូងថាតើផ្នែកមួយនៃទ្រព្យសកម្ម គួរតែត្រូវបានលុបចេញពីបញ្ជី មុនពេលធ្វើការកែប្រែកើតឡើងដែរឬទេ [សូមមើលកំណត់សម្គាល់២(ង)(vii)គោលនយោបាយការលុបចេញពីបញ្ជី]។ វិធីសាស្ត្រនេះមានផលប៉ះពាល់ដល់លទ្ធផលនៃការវាយតម្លៃបរិមាណ និងមានន័យថាលក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ ជាធម្មតាមិនបានបំពេញករណីទាំងនេះទេ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv) ការកែប្រែនៃទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ប្រសិនបើការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ ឬ FVOCI មិនបណ្តាលឱ្យមានការ ឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេ នោះសម្ព័ន្ធធនាគារ និងធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងដុលនៃទ្រព្យសកម្ម ហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវជាចំណេញ ឬខាត នៅក្នុងរបាយការណ៍ចំណេញ ឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាព ដំបូងដែលធ្លាប់បានប្រើដើម្បីគណនាចំណេញ ឬខាតពីការកែប្រែ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅ ពេលដែលធ្វើការកែប្រែ។ រាល់ចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបានដែលជាផ្នែកមួយនៃការធ្វើការកែប្រែពី ការកែតម្រូវតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានធ្វើការកែប្រែ និងត្រូវបានរំលស់ផ្អែកលើរយៈពេលដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានកែប្រែនោះ។

ប្រសិនបើការកែប្រែនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ [សូមមើលកំណត់សម្គាល់ ២(ង)(vii)] នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃរបស់ទ្រព្យសកម្ម។ ក្នុងករណី ផ្សេងទៀត ត្រូវបានបង្ហាញជាចំណូលការប្រាក់ ដែលគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព [សូមមើលកំណត់ សម្គាល់លេខ២(ន)]។

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែប្រែ ហើយ លំហូរសាច់ប្រាក់នៃបំណុលដែលបានកែប្រែនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មីមួយ ត្រូវបានទទួល ស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលត្រូវបានឈប់ទទួលស្គាល់ និងតម្លៃតបស្នង ដែលបានទូទាត់ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។ តម្លៃតបស្នងដែលបានទូទាត់រួមមានទ្រព្យសកម្មមិនមែនហិរញ្ញ វត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលថ្មី រួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែប្រែថ្មី។

ប្រសិនបើការកែប្រែបំណុលហិរញ្ញវត្ថុនេះមិនធ្វើឱ្យមានការឈប់ទទួលស្គាល់ទេ នោះថ្លៃដើមបានរំលស់នៃបំណុល ត្រូវ បានគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផល នៃចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬ ខាត។

សម្រាប់បំណុលហិរញ្ញវត្ថុដែលមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលធ្លាប់បានប្រើដើម្បីគណនាចំណេញ ឬខាតពីការកែប្រែ ត្រូវបានកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅពេលដែលធ្វើការកែប្រែ។ រាល់ចំណាយ និង ថ្លៃសេវាដែលកើតឡើង ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងត្រូវបានរំលស់ផ្អែកលើរយៈពេល ដែលនៅសល់នៃបំណុលហិរញ្ញវត្ថុដែលបានកែប្រែនោះ។

(v) ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុឆ្នោះពេល លុះត្រាតែសម្ព័ន្ធធនាគារ ឬធនាគារ មានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមាន បំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏លក់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

ចំណូល និងចំណាយ ត្រូវបានបង្ហាញជាមូលដ្ឋានសុទ្ធនៅពេលដែលត្រូវបានអនុញ្ញាតដោយ ស.រ.ទ.ហ.អ.ក ឬ សម្រាប់ ចំណេញ និងខាត ដែលកើតឡើងពីក្រុមនៃប្រតិបត្តិការស្រដៀងគ្នា ដូចជានៅក្នុងសកម្មភាពជួញដូររបស់សម្ព័ន្ធធនាគារ និង ធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vi) ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬថ្លៃដែលបានសងចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារនានានៅកាលបរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលសម្ព័ន្ធធនាគារ និងធនាគារ អាចកំណត់រកបាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យមិនមែនប្រតិបត្តិការ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈពិសេសនៃតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើតាមតម្រូវការ) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវសងតាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចតម្រូវឱ្យសង។

សម្ព័ន្ធធនាគារ និងធនាគារ ទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមនៃតម្លៃសមស្របនៅចុងការិយបរិច្ឆេទនៃរបាយការណ៍ក្នុងអំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

(vii) ឱនភាពនៃតម្លៃ

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់សំវិធានធនលើការខាតបង់ សម្រាប់ការខាតបង់ឥណទានដែលរំពឹងទុក (“ECL”) ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលជាឧបករណ៍បំណុល
- ឥណទាន និងបុរេប្រទាន
- កិច្ចសន្យាធានាហិរញ្ញវត្ថុដែលបានបោះផ្សាយ និង
- កិច្ចសន្យាផ្តល់ឥណទានដែលបានបោះផ្សាយ។

សម្ព័ន្ធធនាគារ និងធនាគារវាស់វែង សំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹង ECL ពេញមួយអាយុកាលលើកលែងឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាម ECL ១២ ខែ ដូចខាងក្រោមនេះ៖

- មូលបត្រវិនិយោគបំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាកាលបរិច្ឆេទនៃការវាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីគណនីឥណទាន និងបុរេប្រទាន) ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។

សំវិធានធនលើការខាតបង់សម្រាប់គណនីឥណទាន និងបុរេប្រទាន គឺជា ECL រយៈពេល១២ខែ ដែលត្រូវបានគណនាសម្រាប់ដំណាក់កាលទី១ ខណៈពេលដែល ECL ពេញមួយអាយុកាលត្រូវបានគណនាសម្រាប់ដំណាក់កាលទី២ និងដំណាក់កាលទី៣។

សម្ព័ន្ធធនាគារ និងធនាគារពិចារណាលើមូលបត្រវិនិយោគបំណុលមួយចំនួនមានហានិភ័យឥណទានទាប នៅពេលដែលចំណាត់ថ្នាក់ហានិភ័យឥណទានរបស់វាស្មើទៅនឹងនិយមន័យ ដែលត្រូវបានគេស្គាល់ជាសកលនៃ “ថ្នាក់វិនិយោគ”។ សម្ព័ន្ធធនាគារ និងធនាគារមិនអនុវត្តការលើកលែងហានិភ័យឥណទានទាបចំពោះឧបករណ៍ហិរញ្ញវត្ថុដទៃទៀតឡើយ។

ECL ១២ ខែ គឺជាផ្នែកនៃ ECL ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល ១២ ខែរបស់ឧបករណ៍ហិរញ្ញវត្ថុមួយដែលអាចកើតឡើងក្នុងរយៈពេល១២ខែ បន្ទាប់ពីកាលបរិច្ឆេទនៃការវាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុ ដែលបានទទួលស្គាល់តាម ECL ១២ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី១”។

ECL ពេញមួយអាយុកាល (Life-time ECL) គឺជា ECL ដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងអាយុកាលដែលរំពឹងទុក (expected life) ទាំងអស់របស់ឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាម ECL ពេញមួយអាយុកាល ប៉ុន្តែមិនមែនមានឱនភាពនៃតម្លៃឥណទាន (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី ២”។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ការវាស់វែង ECL

ECL គឺជាការប៉ាន់ស្មានដែលបានធ្វើតាមប្រូបាប៊ីលីតេនៃការខាតបង់ឥណទាន។ ECLត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាព នៃតម្លៃឥណទាននាកាលបរិច្ឆេទនៃការរាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះខាតសាច់ប្រាក់ទាំងអស់ (ពោលគឺភាពខុសគ្នារវាងលំហូរសាច់ប្រាក់ដែលជំពាក់ ដោយយោងតាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងទុកថានឹងទទួលបាន)។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាននាកាលបរិច្ឆេទនៃការរាយការណ៍៖ ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក។
- កិច្ចសន្យាផ្តល់ឥណទានដែលមិនទាន់បានប្រើប្រាស់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលជំពាក់សម្ព័ន្ធធនាគារ និងធនាគារ ប្រសិនបើកិច្ចសន្យាឥណទានត្រូវបានប្រើប្រាស់ និងលំហូរសាច់ប្រាក់ដែលសម្ព័ន្ធធនាគារ និងធនាគារ រំពឹងទុកថានឹងទទួលបាន និង
- កិច្ចសន្យាធានាហិរញ្ញវត្ថុ៖ ការទូទាត់ដែលរំពឹងទុក ចំពោះចំនួនទឹកប្រាក់ដែលនឹងផ្តល់ទៅអ្នកទទួលបាន ដោយដកចេញនូវចំនួនទឹកប្រាក់ដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងថានឹងទទួលបានមកវិញ។

ធាតុចូលសំខាន់ៗ ក្នុងការវាស់វែង ECL គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (“PD”)
- ការខាតបង់ដែលបណ្តាលមកពីការខកខានសង (“LGD”) និង
- ទំហំនៃការខកខានសង (“EAD”)។

ECL សម្រាប់ទំហំក្នុងដំណាក់កាលទី ១ ត្រូវបានគណនាដោយផលគុណនៃប្រូបាប៊ីលីតេនៃការខកខានសងក្នុង ១២ ខែ និងការខាតបង់ដែលបណ្តាលមកពីការខកខានសង និងទំហំនៃការខកខានសង។ ECL ពេញមួយអាយុកាលត្រូវបានគណនាដោយផលគុណនៃប្រូបាប៊ីលីតេនៃការខកខានសងពេញមួយអាយុកាល និងការខាតបង់ដែលបណ្តាលមកពីការខកខានសង និងទំហំនៃការខកខានសង។

ការសន្មតដែលផ្អែកលើការគណនា ECL ត្រូវបានត្រួតពិនិត្យប្រចាំខែ និងត្រួតពិនិត្យឡើងវិញប្រចាំត្រីមាស។ មិនមានការផ្លាស់ប្តូរជាសារវន្តទៅលើបច្ចេកទេសប៉ាន់ស្មាន ឬមានការសន្មតជាសារវន្តណាមួយបានកើតឡើងក្នុងអំឡុងកាលបរិច្ឆេទនៃរបាយការណ៍នេះឡើយ។

ប្រូបាប៊ីលីតេនៃការខកខានសង (PD) ផ្តល់នូវការប៉ាន់ប្រមាណនៃលទ្ធភាពដែលអតិថិជនម្នាក់នឹងមិនអាចបំពេញកាតព្វកិច្ចបំណុល ឬភាពខកខានក្នុងរយៈពេលជាក់លាក់មួយ។ ទ្រព្យសកម្មហិរញ្ញវត្ថុក្រោមវិធីសាស្ត្រទូទៅ ដែលតម្រូវមានដំណាក់កាល និងតម្រូវទាំងការប៉ាន់ស្មានប្រូបាប៊ីលីតេនៃការខកខានសងក្នុង១២ខែ និង ប្រូបាប៊ីលីតេនៃការខកខានសងក្នុងពេញមួយអាយុកាល ដោយយោងទៅតាមទិន្នន័យប្រវត្តិសាស្ត្រដោយប្រើវិធីសាស្ត្រ Migration (migration approach) ឬវិធីសាស្ត្រការផ្តល់ចំណាត់ថ្នាក់លទ្ធភាពសងពីភាគីឯករាជ្យ។

ការខាតបង់ដែលបណ្តាលមកពីការខកខានសង គឺជាកម្រិតដែលអាចបាត់បង់ប្រសិនបើមានការខកខានសង។ ការខាតបង់ដែលបណ្តាលមកពីការខកខានសង ត្រូវបានកំណត់ជាភាគរយនៃទំហំប្រឈមដែលសម្ព័ន្ធធនាគារ និងធនាគារអាចនឹងបាត់បង់ក្នុងករណីដែលអតិថិជនខកខានសង។ ការខាតបង់ទាំងនេះជាធម្មតាត្រូវបានបង្ហាញជា ភាគរយនៃទំហំនៃការខកខានសង (EAD) ហើយពឹងផ្អែកលើប្រភេទ និងចំនួនទ្រព្យដាក់បញ្ចាំព្រមទាំងប្រភេទនៃអតិថិជន និងការប្រមូលបំណុលដែលរំពឹងទុកពីអតិថិជន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ការវាស់វែង ECL (ត)

ជាមួយនឹងតម្លៃទ្រព្យដាក់បញ្ចាំ ដែលត្រូវបានធ្វើបច្ចុប្បន្នកម្មពីមួយពេលទៅមួយពេលសម្ព័ន្ធធនាគារ និងធនាគារយក តម្លៃទ្រព្យដាក់បញ្ចាំចូលទៅក្នុងការគណនា ការខាតបង់ដែលបណ្តាលមកពីការខកខានសង សម្រាប់ការគណនា ECL។ ក្នុងករណីមានទ្រព្យដាក់បញ្ចាំលើសលប់ កម្រិតទាបបំផុតរបស់ការខាតបង់ដែលបណ្តាលមកពីការខកខានសងមួយ នឹងត្រូវ យកទៅអនុវត្តសម្រាប់ការគណនា ECL។

ទំហំនៃការខកខានសង គឺជាចំនួនទឹកប្រាក់នៅជំពាក់ នៅពេលមានការខកខានសង។ ទោះយ៉ាងណា ទំហំនៃ ការខកខានសងខុសគ្នាទៅតាមលក្ខណៈនៃផលិតផល៖

- ហ្វាស៊ីលីធីរំលស់៖ ចំនួនទឹកប្រាក់បច្ចុប្បន្នដែលត្រូវបានអនុញ្ញាតក្រោមកិច្ចសន្យា និងកើតឡើងពីការធ្វើរំលស់
- ហ្វាស៊ីលីធីអាចប្រើប្រាស់ឡើងវិញ៖ អត្រាប្រើប្រាស់
- ក្រៅតារាងតុល្យការ៖ កត្តាបំប្លែងឥណទាន

ដូចការរៀបរាប់ខាងលើ និងដោយផ្អែកលើការប្រើប្រាស់ជាអតិបរមានៃប្រូបាប៊ីលីតេនៃការខកខានសងក្នុង១២ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុនៅដំណាក់កាលទី១ សម្ព័ន្ធធនាគារ និងធនាគារវាស់វែង ECL ដោយពិចារណាលើហានិភ័យនៃ ការខកខានសង ក្នុងរយៈពេលតាមកិច្ចសន្យាជាអតិបរមា (រួមបញ្ចូលទាំងជម្រើសការពន្យារពេលសងរបស់អតិថិជនប្រសិនបើ មាន) ដែលប្រឈមនឹងហានិភ័យឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយសម្ព័ន្ធធនាគារ និង ធនាគារពិចារណាលើរយៈពេលមួយវែងជាង។ រយៈពេលដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែលសម្ព័ន្ធធនាគារ និងធនាគារមានសិទ្ធិ ទាមទារការសងត្រឡប់ ឬបញ្ចប់កិច្ចសន្យា ឬការធានា។

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ហ្វាស៊ីលីធីប័ណ្ណឥណទានដែលរួមមានទាំងឥណទាន និងការសន្យាផ្តល់ឥណទាន ដែលមិនទាន់បានប្រើប្រាស់ ដែលសម្ព័ន្ធធនាគារ និងធនាគារវាស់វែង ECL ក្នុងរយៈពេលមួយវែងជាងរយៈពេលតាមកិច្ចសន្យា អតិបរមា ប្រសិនបើសមត្ថភាពតាមកិច្ចសន្យារបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការទាមទារសំណង និងលុបចោលការសន្យា ផ្តល់ឥណទានដែលមិនទាន់បានប្រើប្រាស់ មិនកំណត់ការប្រឈមរបស់សម្ព័ន្ធធនាគារ និងធនាគារចំពោះការខាតបង់ឥណទាន ចំពោះរយៈពេលជូនដំណឹងតាមកិច្ចសន្យា។ ហ្វាស៊ីលីធីទាំងនេះមិនមានរយៈពេលថេរ ឬរចនាសម្ព័ន្ធសងត្រឡប់ទេ ហើយត្រូវ បានគ្រប់គ្រងលើមូលដ្ឋានហ្វាស៊ីលីធីក្រុម។ សម្ព័ន្ធធនាគារ និង ធនាគារអាចលុបចោល ពួកគេដោយប្រសិទ្ធភាពភ្លាមៗ ប៉ុន្តែ សិទ្ធិតាមកិច្ចសន្យានេះមិនត្រូវបានអនុវត្តនៅក្នុងការគ្រប់គ្រងប្រចាំថ្ងៃជាធម្មតាទេ ប៉ុន្តែនៅពេលដែលសម្ព័ន្ធធនាគារ ឬធនាគារ ដឹងអំពីការកើនឡើងហានិភ័យឥណទាននៅកម្រិតហ្វាស៊ីលីធី។ រយៈពេលវែងជាងនេះ ត្រូវបានប៉ាន់ប្រមាណដោយគិតគូរពី សកម្មភាពគ្រប់គ្រងហានិភ័យឥណទាន ដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងថានឹងអនុវត្ត ហើយដែលអាចជួយកាត់បន្ថយ ECL បាន។ ទាំងនេះរួមបញ្ចូលទាំងការកាត់បន្ថយកម្រិតកំណត់ការលុបចោលនៃហ្វាស៊ីលីធី និង/ឬ បង្វែរសមតុល្យដែលនៅ ជំពាក់ទៅជាឥណទានដែលមានលក្ខខណ្ឌសងត្រឡប់វិញថេរ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែប្រែ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួស ដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បី វាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែទទួលស្គាល់ឬទេ [សូមមើលកំណត់សម្គាល់២(ង) (iv)] ហើយ ECL ត្រូវបានវាស់ វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ មិននាំឱ្យការលប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះ លំហូរសាច់ប្រាក់ ដែលរំពឹងទុកថាពិតមានពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ (ត)

- ប្រសិនបើការរៀបចំឡើងវិញ នាំឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របបំផុតនៃទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ននៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទដំបូងនៃការឈប់ទទួលស្គាល់ទៅកាលបរិច្ឆេទនៃការរាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាន

នៅកាលបរិច្ឆេទនៃការរាយការណ៍នីមួយៗ សម្ព័ន្ធធនាគារ និងធនាគាររាយការណ៍តម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមថ្លៃដើមបានរំលស់ (និងទ្រព្យសកម្មហិរញ្ញវត្ថុបំណុលដែលបានកត់ត្រាតាម FVOCI ប្រសិនបើមាន) មានឱនភាពនៃតម្លៃឥណទានដែរឬទេ(សំដៅលើ “ទ្រព្យសកម្មហិរញ្ញវត្ថុនៅដំណាក់កាលទី៣”)។ ទ្រព្យសកម្ម ហិរញ្ញវត្ថុមួយមានឱនភាពនៃតម្លៃឥណទាននៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើន ដែលនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរសាច់ប្រាក់នាពេលអនាគត ដែលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ បានកើតឡើង។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃឥណទាន រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាសារវន្តរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃឥណទាន ឬប្រែប្រួល ដោយសម្ព័ន្ធធនាគារ និងធនាគារលើលក្ខខណ្ឌដែលសម្ព័ន្ធធនាគារ និងធនាគារមិនគួរយល់ព្រម
- អតិថិជនទំនងជានឹងរៀបចំឡើងវិញ ឬត្រូវរៀបចំហិរញ្ញវត្ថុផ្សេងទៀតឡើងវិញ ឬ
- ការបាត់បង់ទីផ្សារសកម្មចំពោះទ្រព្យដាក់បញ្ចាំមួយដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានចាត់ទុកឡើងវិញ ដោយសារតែការធ្លាក់ចុះនៃស្ថានភាពរបស់អតិថិជន ត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃឥណទាន លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឱ្យមានឱនភាពនៃតម្លៃ។

ការបង្ហាញសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នោះពេល

សម្ព័ន្ធធនាគារ និងធនាគារបង្ហាញសំវិធានធនខាតបង់សម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នោះពេលដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលរស់រវើកតាមថ្លៃដើមបានរំលស់៖ ជាការកាត់បន្ថយពីតម្លៃយោងដុលរបស់ទ្រព្យសកម្ម
- ការសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ៖ ជាទូទៅជាការធ្វើសំវិធានធន
- នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុមួយបញ្ចូលទាំងសមាសធាតុមិនទាន់បានប្រើប្រាស់ និងបានប្រើប្រាស់ ហើយសម្ព័ន្ធធនាគារ និងធនាគារមិនអាចកំណត់ ECL លើសមាសធាតុការសន្យាផ្តល់ឥណទានដោយឡែកពីសមាសធាតុនៃការសន្យាផ្តល់ឥណទានដែលបានប្រើប្រាស់៖ សម្ព័ន្ធធនាគារ និងធនាគារធ្វើការបង្ហាញសំវិធានធនខាតបង់រួមបញ្ចូលគ្នាសម្រាប់សមាសធាតុទាំងពីរ។ ចំនួនរួមបញ្ចូលគ្នាត្រូវបានបង្ហាញ ជាការកាត់ចេញពីតម្លៃយោងដុលនៃសមាសធាតុដែលបានប្រើប្រាស់។ ចំនួនលើសរបស់សំវិធានធនខាតបង់លើតម្លៃយោងដុលនៃសមាសធាតុ ដែលបានប្រើប្រាស់ត្រូវបានបង្ហាញជាការធ្វើសំវិធានធន និង

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii) ឱនភាពនៃតម្លៃ (ត)

ការបង្ហាញសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេល (ត)

- ឧបករណ៍បំណុលដែលបានវាស់វែងតាម FVOCI៖ មិនមានសំវិធានធនខាតបង់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលទេ ពីព្រោះតម្លៃយោងនៃទ្រព្យសកម្មទាំងនេះគឺជាតម្លៃសមស្រប។ ទោះយ៉ាងណាក៏ដោយសំវិធានធនខាតបង់ត្រូវបានលាតត្រដាង និងទទួលស្គាល់នៅក្នុងទុនបម្រុងតម្លៃសមស្រប។

ការជម្រះចេញពីបញ្ជី

ឥណទាន និងមូលបត្របំណុល ត្រូវបានជម្រះចេញពីបញ្ជី (ជាផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុក សមហេតុផល ថា អាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង ឬចំណែកណាមួយ។ ករណីនេះមានជាទូទៅ នៅពេលសម្ព័ន្ធធនាគារ និងធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះត្រូវបានធ្វើឡើងតាមកម្រិតទ្រព្យសកម្មទោល។

ទឹកប្រាក់ដែលប្រមូលបានមកវិញពីចំនួន ដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានជម្រះចេញពីបញ្ជី នៅតែអាចជាមធ្យមត្រូវចំពោះសកម្មភាពទាមទារសងមកវិញតាមផ្លូវច្បាប់ដើម្បីអនុលោមតាមនីតិវិធីរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការប្រមូលមកវិញនូវទឹកប្រាក់ដែលនៅជំពាក់។

ការធានាហិរញ្ញវត្ថុមិនមែនជាផ្នែកសំខាន់នៃកិច្ចសន្យា

សម្ព័ន្ធធនាគារ និងធនាគារ វាយតម្លៃថាតើកិច្ចសន្យាធានាហិរញ្ញវត្ថុ គឺជាធាតុផ្សំសំខាន់នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានរាប់បញ្ចូលជាសមាសធាតុនៃឧបករណ៍នោះ ឬជាកិច្ចសន្យាដែលត្រូវបានកត់ត្រាដោយឡែកពីគ្នា។ កត្តាដែលសម្ព័ន្ធធនាគារ និងធនាគារពិចារណានៅពេលធ្វើការវាយតម្លៃនេះ រួមមាន៖

- ការធានា គឺជាផ្នែកមួយនៃលក្ខខណ្ឌតាមកិច្ចសន្យារបស់ឧបករណ៍បំណុល
- ការធានាត្រូវបានទាមទារដោយច្បាប់ និងបទប្បញ្ញត្តិដែលគ្រប់គ្រងកិច្ចសន្យារបស់ឧបករណ៍បំណុល
- ការធានាត្រូវបានបញ្ចូលក្នុងពេលដំណាលគ្នា និងឧបករណ៍បំណុល ឬ
- ការធានាត្រូវបានផ្តល់ដោយក្រុមហ៊ុនមេរបស់អ្នកខ្ចី ឬក្រុមហ៊ុនផ្សេងទៀតនៅក្នុងសម្ព័ន្ធរបស់អ្នកខ្ចី។

ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារកំណត់ថាការធានាគឺជាធាតុផ្សំសំខាន់មួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ នោះបុព្វលាភត្រូវសងណាមួយទាក់ទងនឹងការទទួលស្គាល់លើកដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាជាចំណាយ ប្រតិបត្តិការក្នុងការធ្វើលទ្ធកម្មទ្រព្យសកម្មហិរញ្ញវត្ថុ។ សម្ព័ន្ធធនាគារ និងធនាគារពិចារណាលើផលប៉ះពាល់នៃការការពារនៅពេលវាស់វែងតម្លៃសមស្របនៃឧបករណ៍បំណុល និងនៅពេលវាស់វែង ECL។

ប្រសិនបើសម្ព័ន្ធធនាគារ ឬធនាគារកំណត់ថាការធានាមិនមែនជាធាតុផ្សំសំខាន់នៃឧបករណ៍បំណុលទេ នោះវាទទួលស្គាល់ជាទ្រព្យសកម្មមួយ ដែលបង្ហាញពីការបង់ប្រាក់ជាមុននៃបុព្វលាភនៃការធានា និងសិទ្ធិទូទាត់សងសម្រាប់ការខាតបង់ឥណទាន។ ទ្រព្យសកម្មបុព្វលាភបង់មុន ត្រូវបានទទួលស្គាល់លុះត្រាតែការធានាមិនមានឱនភាពនៃតម្លៃឥណទាន ឬមិនមានការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន (“SICR”) នៅពេលការធានាត្រូវបានទទួលស្គាល់។ ទ្រព្យសកម្មទាំងនេះត្រូវបានទទួលស្គាល់នៅក្នុង “ទ្រព្យសកម្មផ្សេងៗ”។ សម្ព័ន្ធធនាគារ និងធនាគារបង្ហាញពីចំណេញ ឬខាត លើការទទួលបាននូវសំណងទាំងស្រុងនៅក្នុងចំណេញ ឬខាត ជា “ការខាតបង់លើឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ”។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ង) ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(viii) ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

សម្ព័ន្ធធនាគារ និងធនាគារមានឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទច្រើនប្រភេទ ដើម្បីគ្រប់គ្រងការប្រឈមទៅនឹងហានិភ័យអត្រាការប្រាក់តាមរយៈការផ្លាស់ប្តូរអត្រាការប្រាក់។ ការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ត្រូវបានគ្រប់គ្រងដោយគោលនយោបាយរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល ដែលផ្តល់នូវគោលការណ៍ជាលាយលក្ខណ៍អក្សរលើការប្រើប្រាស់និស្សន្ទហិរញ្ញវត្ថុ។

ឧបករណ៍និស្សន្ទ ត្រូវបានទទួលស្គាល់ដំបូងតាមតម្លៃសមស្របនាកាលបរិច្ឆេទនៃកិច្ចសន្យារបស់ឧបករណ៍និស្សន្ទដែលបានធ្វើឡើង និងត្រូវបានវាស់វែងជាបន្តបន្ទាប់តាមតម្លៃសមស្របរបស់វានាកាលបរិច្ឆេទរបាយការណ៍នីមួយៗ។ លទ្ធផលចំណេញ/ខាត ត្រូវបានទទួលស្គាល់ក្នុងគណនីចំណេញ ឬខាតភ្លាមៗ លើកលែងតែឧបករណ៍និស្សន្ទត្រូវបានកំណត់ និងមានប្រសិទ្ធភាពជាឧបករណ៍ការពារហានិភ័យ ក្នុងរយៈពេលនៃព្រឹត្តិការណ៍ពីការទទួលស្គាល់ក្នុងគណនីចំណេញ ឬខាត គឺអាស្រ័យលើលក្ខណៈនៃទំនាក់ទំនងនៃការការពារហានិភ័យ។

ឧបករណ៍និស្សន្ទដែលមានតម្លៃសមស្របវិជ្ជមានត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មហិរញ្ញវត្ថុ ខណៈពេលដែលឧបករណ៍និស្សន្ទដែលមានតម្លៃសមស្របអវិជ្ជមានត្រូវបានទទួលស្គាល់ជាបំណុលហិរញ្ញវត្ថុ។ ឧបករណ៍និស្សន្ទ មិនត្រូវបានកាត់កងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេលលើកលែងតែសម្ព័ន្ធធនាគារ និងធនាគារមានទាំងសិទ្ធិស្របច្បាប់ និងគោលបំណងក្នុងការកាត់កង។

(ix) គណនេយ្យការពារលើហានិភ័យ

សម្ព័ន្ធធនាគារ និងធនាគារ កំណត់នូវឧបករណ៍និស្សន្ទជាក់លាក់ជាឧបករណ៍ការពារហានិភ័យដែលទាក់ទងនឹងហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់ក្នុងការការពារហានិភ័យតម្លៃសមស្របការពារហានិភ័យលើលំហូរសាច់ប្រាក់ ឬការការពារហានិភ័យ ដែលសមស្របក្នុងការវិនិយោគក្នុងក្រុមហ៊ុនបរទេស។ ការការពារហានិភ័យនៃអត្រាការប្រាក់តាមកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន ត្រូវបានកំណត់ជាការការពារហានិភ័យលើលំហូរសាច់ប្រាក់។ សម្ព័ន្ធធនាគារ និងធនាគារមិនត្រូវបានអនុវត្តទៅលើគណនេយ្យការពារហានិភ័យតម្លៃសមស្របនៃផលបត្រនៃការការពារហានិភ័យអត្រាការប្រាក់ឡើយ។

នាកាលបរិច្ឆេទនៃការចាប់ផ្តើមអនុវត្តលើទំនាក់ទំនងនៃការការពារហានិភ័យ សម្ព័ន្ធធនាគារ និងធនាគារធ្វើការរកត្រួតពិនិត្យទំនាក់ទំនងរវាងឧបករណ៍ការពារហានិភ័យ និងសមាសធាតុការពារហានិភ័យ រួមជាមួយគោលបំណងចម្បងក្នុងការគ្រប់គ្រងហានិភ័យ និងយុទ្ធសាស្ត្រក្នុងការធ្វើប្រតិបត្តិការក្នុងការការពារហានិភ័យ។ បន្ថែមពីនេះទៀត នាកាលបរិច្ឆេទនៃការចាប់ផ្តើមការការពារហានិភ័យ និងបន្តនិរន្តរភាព សម្ព័ន្ធធនាគារ និងធនាគាររកត្រួតពិនិត្យតើឧបករណ៍ការពារហានិភ័យមានប្រសិទ្ធភាពក្នុងការកាត់កងក្នុងការផ្លាស់ប្តូរតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នៃឧបករណ៍ការពារហានិភ័យដែលចូលរួមក្នុងការការពារហានិភ័យ នៅពេលដែលការការពារហានិភ័យទាក់ទងនឹងការបំពេញតាមតម្រូវការក្នុងការការពារហានិភ័យប្រកបដោយប្រសិទ្ធភាពដូចខាងក្រោម៖

- មានទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងសមាសធាតុគណនីការពារហានិភ័យ និងឧបករណ៍ការពារហានិភ័យ
- ផលប៉ះពាល់ពីហានិភ័យឥណទាន មិនទទួលបានទិន្នផលពីការផ្លាស់ប្តូរតម្លៃដែលជាលទ្ធផលបានពីផ្នែកសេដ្ឋកិច្ច និង
- អនុបាត នៃការការពារហានិភ័យដែលទាក់ទង គឺដូចគ្នាទៅនឹង លទ្ធផលពីបរិមាណការពារហានិភ័យ ដែលសម្ព័ន្ធធនាគារ និងធនាគារធ្វើការការពារហានិភ័យជាក់ស្តែង និងបរិមាណនៃឧបករណ៍ការពារហានិភ័យដែលសម្ព័ន្ធធនាគារ និងធនាគារបានប្រើប្រាស់ជាក់ស្តែងក្នុងការពារហានិភ័យ។

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើតុល្យភាពឡើងវិញទាក់ទងនឹងការពារហានិភ័យ ដើម្បីបំពេញនូវតម្រូវការនៃ អនុបាតការពារហានិភ័យនៅពេលដែលចាំបាច់។

កិត្តិយស និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

(ix) *គណនេយ្យការពារលើហានិភ័យ (ត)*

၆၆

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ឆ) ការវិនិយោគហិរញ្ញវត្ថុ (ត)

- មូលបត្រវិនិយោគលើមូលធនដែលបានកំណត់តាម FVOCI។

ចំពោះមូលបត្របំណុលដែលបានរស់រវើកតាម FVOCI ចំណេញ និងខាត ត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ លើកលែងតែចំណុចដូចខាងក្រោម ដែលត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាតតាមរបៀបដូចគ្នានឹងទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានរស់រវើកតាមថ្លៃដើមបានរំលស់៖

- ចំណូលការប្រាក់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព
- ECL និងការកត់ត្រាបញ្ចាស និង
- ចំណេញ និងខាតលើការប្តូររូបិយប័ណ្ណបរទេស។

នៅពេលដែលមូលបត្របំណុលរស់រវើកតាម FVOCI ត្រូវបានឈប់ទទួលស្គាល់ ចំណេញ ឬខាតបង្កដែលបានទទួលស្គាល់ពីមុននៅក្នុងលទ្ធផលលម្អិតផ្សេងៗ ត្រូវបានចាត់ថ្នាក់ឡើងវិញពីមូលធន ទៅរបាយការណ៍ចំណេញ ឬខាត។

សម្ព័ន្ធធនាគារ និងធនាគារជ្រើសរើសបង្ហាញនៅក្នុងលទ្ធផលលម្អិតផ្សេងៗ អំពីការផ្លាស់ប្តូរនៅក្នុងតម្លៃសមស្របនៃការវិនិយោគជាក់លាក់នៅក្នុងឧបករណ៍មូលធន ដែលមិនត្រូវបានទុកសម្រាប់ជួញដូរ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃឧបករណ៍នីមួយៗនៅពេលទទួលស្គាល់លើកដំបូង និងជាស្ថាពរ។

ចំណេញ និងខាតលើឧបករណ៍មូលធនទាំងនេះនឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅលើរបាយការណ៍ចំណេញ ឬខាតទេ ហើយក៏ពុំមានឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាតដែរ។ ភាគលាភ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែវាបង្ហាញយ៉ាងច្បាស់ពីការប្រមូលបានមកវិញលើផ្នែកខ្លះរបស់ថ្លៃដើមនៃការវិនិយោគក្នុងករណីដែលពួកគេត្រូវបានទទួលស្គាល់នៅក្នុង លទ្ធផលលម្អិតផ្សេងៗ។ ចំណេញ និងខាតបង្កដែលត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ត្រូវបានផ្ទេរទៅក្នុងប្រាក់ចំណេញរក្សាទុកលើការលក់ចេញរបស់ការវិនិយោគ។

(ជ) ដើមទុន និងបុព្វលាភដើមទុន

ដើមទុន និងបុព្វលាភដើមទុន ត្រូវបានចាត់ថ្នាក់ជាមូលធន។

ដើមទុនតំណាងឱ្យតម្លៃដើម (ចារឹក) នៃភាគហ៊ុនដែលត្រូវបានបោះផ្សាយ។ ភាគហ៊ុនដទៃទៀតប្រសិនបើមាន ត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬបំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុមួយ ដែលបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ទៅមូលធន។

បុព្វលាភភាគហ៊ុន រួមបញ្ចូលបុព្វលាភដែលបានទទួលក្នុងការបោះផ្សាយដើមទុន។ ថ្លៃដើមបន្ថែមដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការបោះផ្សាយដើមទុនថ្មី ត្រូវបានបង្ហាញក្នុងផ្នែកមូលធនដោយកាត់ចេញប្រាក់ពន្ធពីសាច់ប្រាក់ដែលបានទទួល។

(ឈ) ចំណេញក្នុងមួយភាគហ៊ុន

មូលដ្ឋានចំណេញក្នុងមួយភាគហ៊ុន (“EPS”) គឺកំណត់ដោយយកប្រាក់ចំណេញសុទ្ធដែលបានធ្វើនិយ័តកម្មរួចបែងចែកទៅម្ចាស់ភាគហ៊ុន ដោយចែកនឹងចំនួនជាមធ្យមនៃចំនួនភាគហ៊ុន ដែលមាននៅក្នុងអំឡុងការិយបរិច្ឆេទបន្ទាប់ពីការបែងចែកភាគលាភនៅក្នុងការិយបរិច្ឆេទបច្ចុប្បន្ន។

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ក៏គណនាដូចគ្នាដោយយកប្រាក់ចំណេញសុទ្ធចែកនឹងចំនួនជាមធ្យមនៃចំនួនភាគហ៊ុនដែលមាន និងចេញផ្សាយនៅក្នុងអំឡុងការិយបរិច្ឆេទ។ ទោះជាយ៉ាងណាក៏ដោយប្រាក់ចំណេញសុទ្ធសម្រាប់បែងចែកភាគហ៊ុន និងចំនួនជាមធ្យមនៃចំនួនភាគហ៊ុន ត្រូវបានកែតម្រូវដើម្បីបង្ហាញពីផលប៉ះពាល់នៃភាគហ៊ុនសក្តានុពលថយចុះទៅក្នុងភាគហ៊ុនធម្មតា។ បច្ចុប្បន្នមិនមានភាគហ៊ុនសក្តានុពលថយចុះទេ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(៣) ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់ឱនភាពនៃតម្លៃបង្គរ។ ថ្លៃដើមរួមមានការចំណាយផ្ទាល់នានា ក្នុងការធ្វើលទ្ធកម្មទ្រព្យសម្បត្តិ និងបរិក្ខារ។ ថ្លៃដើមរបស់ទ្រព្យសម្បត្តិ និងបរិក្ខាររួមមាន៖

- តម្លៃទិញចូលនៃទ្រព្យសម្បត្តិ និងបរិក្ខារ រួមទាំងចំណាយនាំចូល និងពន្ធលើការទិញដែលមិនអាចដកមកវិញបាន បន្ទាប់ពីការដកតម្លៃអប្បបរមាពាណិជ្ជកម្ម និងការបង្វិលប្រាក់មកវិញ និង
- ថ្លៃដើមណាមួយដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការនាំយកទ្រព្យសម្បត្តិទៅកាន់ទីតាំង និងលក្ខខណ្ឌដែលសមស្របក្នុងការធ្វើប្រតិបត្តិការអាជីវកម្មតាមការកំណត់របស់អ្នកគ្រប់គ្រង។

ចំណាយបន្តបន្ទាប់ផ្សេងៗត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ ឬត្រូវបានកត់ត្រាជាទ្រព្យដាច់ដោយឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដប្រជាថា ផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត នៃទ្រព្យនោះនឹងហូរចូលមកក្នុងសម្ព័ន្ធធនាគារ និងធនាគារ ហើយថ្លៃដើមនៃទ្រព្យនោះអាចត្រូវបានវាស់វែងគួរឱ្យជឿជាក់បានតែប៉ុណ្ណោះ។ តម្លៃយោងផ្នែកនៃទ្រព្យដែលបានជំនួសត្រូវបានឈប់ទទួលស្គាល់។ រាល់ចំណាយ លើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗឆ្នោះពេល ក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះកើតឡើង។

ថ្លៃដើមក្នុងការសាងសង់ទ្រព្យសម្បត្តិដោយខ្លួនឯងណាមួយ រួមបញ្ចូលទាំងចំណាយលើវត្ថុធាតុដើម និងកម្លាំងពលកម្មផ្ទាល់ រួមទាំងចំណាយណាមួយដែលចូលរួមដោយផ្ទាល់ ក្នុងការនាំយកទ្រព្យសម្បត្តិទៅកាន់លក្ខខណ្ឌ ការងារសម្រាប់គោលបំណងនៃការប្រើប្រាស់ដែលបានគ្រោងទុក រួមទាំងថ្លៃដើមនៃការរុះរើ និងការដកហូតធាតុនៃទ្រព្យសម្បត្តិ និងការរៀបចំទីតាំងដែលទ្រព្យសម្បត្តិនោះស្ថិតនៅ ហើយនិងចំណាយការប្រាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ដីធ្លីមិនត្រូវបានធ្វើរំលស់ទេ។ ទ្រព្យសម្បត្តិ និងបរិក្ខារផ្សេងទៀតត្រូវបានធ្វើរំលស់តាមមូលដ្ឋានរំលស់ថេរ ដើម្បីលុបចេញពីបញ្ជីនូវថ្លៃដើមនៃទ្រព្យសម្បត្តិទាំងនេះ ត្រឹមតម្លៃសំណល់លើអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃទ្រព្យសម្បត្តិនីមួយៗ ដូចខាងក្រោម៖

ចំណាត់ថ្នាក់	ឆ្នាំ
ការកែលម្អដី	៣ ដល់ ២០
អគារ និង ការកែលម្អ	៣ ដល់ ២០
ការកែលម្អលើទ្រព្យជួល*	៣ ដល់ ៥
បរិក្ខារការិយាល័យ	៣ ដល់ ១៥
បរិក្ខារកុំព្យូទ័រ	៣ ដល់ ៧
យានយន្ត	៣ ដល់ ៨

* ការកែលម្អលើទ្រព្យជួល គឺត្រូវបានរំលស់ដោយផ្អែកលើរយៈពេលខ្លីជាងនេះ នៃអាយុកាលប្រើប្រាស់ ចាប់ពី៣ឆ្នាំ ដល់៥ឆ្នាំ ឬ ភីស៊ីសន្យាដែលពាក់ព័ន្ធ។

តម្លៃសំណល់របស់ទ្រព្យសម្បត្តិ និងអាយុកាលប្រើប្រាស់ត្រូវបានត្រួតពិនិត្យ និងកែតម្រូវប្រសិនបើមានភាពសមស្រប នៅរៀងរាល់ចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ។

រំលស់លើទ្រព្យសម្បត្តិដែលកំពុងសាងសង់ចាប់ផ្តើមនៅពេលដែលទ្រព្យសម្បត្តិ ត្រូវបានត្រៀមរួចរាល់ សម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។

ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានពិនិត្យឡើងវិញ សម្រាប់ការបង្ហាញពីឱនភាពនៃតម្លៃនៅរៀងរាល់នៅក្នុងកាលបរិច្ឆេទរាយការណ៍នីមួយៗ និងរាល់ពេលដែលព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈបង្ហាញថាតម្លៃយោងអាចនឹងមិនអាចប្រមូលបានមកវិញ។ នៅពេលដែលតម្លៃយោងនៃទ្រព្យសម្បត្តិណាមួយលើសពីតម្លៃដែលអាចប្រមូលបានមកវិញដែលប៉ាន់ស្មាន ត្រូវបានកត់ត្រាបន្ថយឱ្យនៅត្រឹមតម្លៃដែលអាចប្រមូលបានមកវិញ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(៣) ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបចំណូលបានមកពីការលក់ និងតម្លៃយោង ហើយត្រូវបានកត់ត្រានៅក្នុងចំណេញ ឬខាតក្នុងឆ្នាំ “ចំណូលផ្សេងៗសុទ្ធ”។

(ដ) ទ្រព្យសកម្មអរូបី

ទ្រព្យអរូបីមានអាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រដែលបានធ្វើលទ្ធកម្ម និងចំណាយដែលទាក់ទង។ ទ្រព្យសកម្ម អរូបីត្រូវបានទទួលស្គាល់តែនៅពេលដែលការចំណាយរបស់វាអាចវាស់វែងដោយជឿទុកចិត្តបាន ហើយទំនងជាផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដែលរំពឹងទុក នឹងហូរចូលក្នុងសម្ព័ន្ធធនាគារ និងធនាគារ។

ទ្រព្យសកម្មអរូបីត្រូវបានរាយការណ៍តាមថ្លៃដើមប្រវត្តិសាស្ត្រដករំលស់បង្គរ និងការខាតបង់ឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។ ទ្រព្យសកម្មអរូបីត្រូវបានធ្វើរំលស់ដោយប្រើប្រាស់វិធីសាស្ត្រថេរលើអាយុកាលប្រើប្រាស់ ប៉ាន់ស្មានរបស់ទ្រព្យសកម្ម។ អាយុកាលប្រើប្រាស់របស់កម្មវិធីកុំព្យូទ័រមានរយៈពេលពី បីឆ្នាំ ដល់ប្រាំពីរឆ្នាំ លើកលែងតែអាជ្ញាបណ្ណកម្មវិធីរបស់ប្រព័ន្ធធនាគារស្នូល ដែលមានអាយុកាលប្រើប្រាស់រយៈពេលដប់ឆ្នាំ។

ទ្រព្យសកម្មអរូបីមិនត្រូវបានទទួលស្គាល់នៅពេលលុបចោល ឬនៅពេលគ្មានការរំពឹងទុកពីផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតពីការប្រើប្រាស់របស់វា។ ចំណេញ ឬខាតដែលកើតចេញពីការមិនទទួលស្គាល់ទ្រព្យសកម្ម អរូបីដែលវាស់វែងដោយភាពខុសគ្នារវាងផលចំណេញនៃការលុបចោលសុទ្ធ និងតម្លៃយោងរបស់ទ្រព្យសកម្មត្រូវបានទទួលស្គាល់ជាប្រាក់ចំណេញ ឬខាត នៅពេលដែលទ្រព្យសកម្មនោះត្រូវបានលុបចោល។ ចំណាយផ្សេងៗពាក់ព័ន្ធនឹងការថែរក្សាកម្មវិធីកុំព្យូទ័រ ត្រូវបានកត់ត្រាជាចំណាយនៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

(ច) ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មដែលមានអាយុកាលមិនអាចកំណត់បានមិនមែនជាកម្មវត្ថុក្នុងការធ្វើរំលស់ទេ និងត្រូវបានធ្វើតេស្តឡើងវិញជាប្រចាំឆ្នាំដើម្បីកំណត់ឱនភាពនៃតម្លៃ។ ទ្រព្យសកម្ម ជាកម្មវត្ថុក្នុងការធ្វើរំលស់ត្រូវបានត្រួតពិនិត្យឡើងវិញនៅពេលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរក្នុងកាលៈទេសៈ ដែលបង្ហាញថាតម្លៃយោងអាចនឹងមិនប្រមូលបានមកវិញ។ ការខាតបង់ឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ស្មើនឹងចំនួនដែលតម្លៃយោងរបស់ទ្រព្យសកម្មលើសពីតម្លៃដែលអាចប្រមូលបានមកវិញ។ តម្លៃដែលអាចប្រមូលបានមកវិញគឺជាតម្លៃដែលខ្ពស់ជាងតម្លៃសមស្របដកការចំណាយដើម្បីលក់ និងតម្លៃកំពុងប្រើប្រាស់។

សម្រាប់គោលបំណងនៃការធ្វើតេស្តឱនភាពនៃតម្លៃទ្រព្យសកម្ម ត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗបំផុត ដែលមានលំហូរសាច់ប្រាក់អាចកំណត់បានដោយផ្នែក (អង្គភាពរកសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុក្រៅពីមូលនិធិពាណិជ្ជកម្មដែលទទួលបាននូវឱនភាពនៃតម្លៃ ត្រូវបានពិនិត្យឡើងវិញចំពោះការកាត់ត្រាបញ្ញាសមកវិញរបស់ឱនភាពនៃតម្លៃដែលអាចកើតមាននៅក្នុងកាលបរិច្ឆេទរាយការណ៍នីមួយៗ។ ការខាតបង់ឱនភាពតម្លៃត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ចំណេញឬខាតនិងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល។

ការខាតបង់ឱនភាពត្រូវបានទទួលស្គាល់នៅក្នុងកាលបរិច្ឆេទឆ្នាំចាស់ គឺត្រូវបានវាយតម្លៃនាពេលចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ សម្រាប់ការចង្អុលបង្ហាញណាមួយដែលបង្ហាញថាការខាតបង់បានថយចុះ ឬមិនបានកើតមានទៀត។ ការខាតបង់ឱនភាពគឺត្រូវបានកត់ត្រាបញ្ញាស ប្រសិនបើមានការកែប្រែក្នុងការប៉ាន់ស្មានដែលបានប្រើប្រាស់ក្នុងការកំណត់ចំនួនទឹកប្រាក់ដែលអាចប្រមូលមកវិញបាន។ ឱនភាពនៃការខាតបង់ គឺត្រូវបានកត់ត្រាបញ្ញាស ចំពោះតែទំហំនៃតម្លៃយោងរបស់ទ្រព្យសកម្មដែលមិនលើសពីចំនួនទឹកប្រាក់ ដែលត្រូវបានកំណត់រួចរាល់ចំនួនរំលស់លើទ្រព្យរូបី និងរំលស់លើទ្រព្យអរូបីសុទ្ធ ប្រសិនបើមិនមានឱនភាពនៃការខាតបង់ត្រូវបានទទួលស្គាល់។ ការកាត់ត្រាបញ្ញាសនៃឱនភាពនៃការខាតបង់ ត្រូវបានទទួលស្គាល់ជាចំណូល។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ខ) ទុនបម្រុង

ទុនបម្រុងរួមមាន ទុនបម្រុងទូទៅ ទុនបម្រុងតាមបទប្បញ្ញត្តិ ទុនបម្រុងការពារហានិភ័យ និងទុនបម្រុងផ្សេងៗ។

ទុនបម្រុងទូទៅ ត្រូវបានបង្កើតឡើងសម្រាប់ហានិភ័យហិរញ្ញវត្ថុទូទៅ។ ក្រុមប្រឹក្សាភិបាលអនុវត្តការសម្រេចចិត្តរបស់ខ្លួន សម្រាប់ការប្រើប្រាស់ និងថែរក្សាទុនបម្រុងទូទៅ។ ការផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងទូទៅ ត្រូវមានការយល់ព្រមពី ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននីមួយៗនៅក្នុងសម្ព័ន្ធ។

ទុនបម្រុងតាមបទប្បញ្ញត្តិ ត្រូវបានបង្កើតឡើងសម្រាប់ភាពខុសគ្នានៃសំវិធានធនរវាងឱនភាពនៃតម្លៃដោយអនុលោមតាម ស.រ.ហ.អ.ក (លើឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើរបស់ធនាគារ គណនីត្រូវទទួលផ្សេងៗ ការវិនិយោគលើមូលបត្របំណុល និង កិច្ចសន្យាក្រៅតារាងតុល្យការ) និងសំវិធានធនតាមបទប្បញ្ញត្តិ (លើឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើរបស់ធនាគារ គណនីត្រូវ ទទួលផ្សេងៗ និងកិច្ចសន្យាក្រៅតារាងតុល្យការ ដោយអនុលោមតាមអត្រាចំណាត់ថ្នាក់ឥណទានពី ធនាគារជាតិនៃកម្ពុជា)។ វាត្រូវ បានផ្ទេររវាងប្រាក់ចំណេញរក្សាទុក និងទុនបម្រុងតាមបទប្បញ្ញត្តិ។

ទុនបម្រុងការពារហានិភ័យរួមមានចំណែកប្រសិទ្ធភាពនៃបម្រែបម្រួលបង្កសុទ្ធ ក្នុងតម្លៃសមស្របនៃឧបករណ៍ការពារ ហានិភ័យ ដែលប្រើក្នុងការការពារហានិភ័យលំហូរសាច់ប្រាក់ដែលនៅមិនទាន់មានការទទួលស្គាល់ជាបន្តបន្ទាប់នៅក្នុងប្រាក់ ចំណេញ ឬខាត។

ទុនបម្រុងផ្សេងៗគឺសម្រាប់លម្អៀងពីការប្តូររូបិយប័ណ្ណនៃការវិនិយោគសុទ្ធ ក្នុងកិច្ចប្រតិបត្តិការបរទេស។

(ឃ) ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន និងពន្ធពន្យារ

ការចំណាយពន្ធសម្រាប់ការិយបរិច្ឆេទរួមមាន ពន្ធលើប្រាក់ចំណូលបច្ចុប្បន្ន និងពន្ធពន្យារ។ ពន្ធត្រូវបានទទួលស្គាល់នៅក្នុង ចំណេញ ឬខាត លើកលែងតែវិសាលភាពដែលទាត់ទៅនឹងខ្ទង់ដែលត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ឬ ដោយផ្ទាល់ក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិតផ្សេងៗ ឬដោយផ្ទាល់ក្នុងមូលធនរៀងគ្នា។

ចំណាយពន្ធបច្ចុប្បន្ន ត្រូវបានកំណត់យោងទៅតាមច្បាប់ពន្ធនៃយុត្តាធិការនីមួយៗ ដែលក្រុមហ៊ុននីមួយៗរបស់សម្ព័ន្ធ ធនាគារធ្វើប្រតិបត្តិការ និងបង្កើតប្រាក់ចំណេញដែលជាប់ពន្ធ និងរាប់បញ្ចូលពន្ធទាំងអស់ដែលផ្អែកលើប្រាក់ចំណេញជាប់ពន្ធ។

ពន្ធលើប្រាក់ចំណូលពន្យារ ត្រូវបានទទួលស្គាល់ទាំងអស់ដោយប្រើវិធីសាស្ត្របំណុលលើភាពខុសគ្នាបណ្តោះអាសន្ន ដែលកើតឡើងរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់ពួកគេនៅក្នុង របាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល។ ទោះយ៉ាងណាក៏ដោយពន្ធលើប្រាក់ចំណូលពន្យារ មិនត្រូវបានរាប់បញ្ចូលប្រសិនបើវាកើតឡើងពីការទទួលស្គាល់លើកដំបូងនៃ ទ្រព្យសកម្ម ឬបំណុល នៅក្នុងប្រតិបត្តិការណាមួយក្រៅពីការរួមបញ្ចូលអាជីវកម្មដែលនៅពេលប្រតិបត្តិការមិនប៉ះពាល់ដល់ គណនេយ្យ ឬ ចំណេញឬខាតដែលជាប់ពន្ធ។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានទទួលស្គាល់ក្នុងវិសាលភាពដែលវាទំនងថាប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតនឹងកើត មានសម្រាប់ភាពខុសគ្នាបណ្តោះអាសន្ន និងការខាតបង់ពន្ធដែលមិនបានប្រើ ឬឥណទានពន្ធមិនបានប្រើប្រាស់។

ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ ត្រូវបានកាត់កងនៅពេលមានសិទ្ធិអនុវត្តតាមច្បាប់ ដើម្បីកាត់កងទ្រព្យសកម្ម ពន្ធប្រចាំឆ្នាំ និងបំណុលពន្ធប្រចាំឆ្នាំ និងនៅពេលដែលពន្ធពន្យារពាក់ព័ន្ធទៅនឹងអាជ្ញាធរសារពើពន្ធដែល។

(ណ) អត្ថប្រយោជន៍និយោជិត

(i). អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់បំណុល និងចំណាយសម្រាប់អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី។ សម្ព័ន្ធធនាគារ និងធនាគារ ទទួលស្គាល់សំវិធានធនមួយ នៅពេលមានកាតព្វកិច្ចមានកិច្ចសន្យា ឬមានការអនុវត្តកន្លងមកដែលបានបង្កើត កាតព្វកិច្ចស្ថាបនា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារវន្ត (ត)

(ណ) អត្ថប្រយោជន៍និយោជិត (ត)

(i). អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី (ត)

ប្រាក់ឈ្នួល ប្រាក់បៀវត្ស ប្រាក់រង្វាន់ និងអត្ថប្រយោជន៍រយៈពេលខ្លីផ្សេងៗ ត្រូវបានទទួលស្គាល់ជាចំណាយក្នុងការិយបរិច្ឆេទ ដែលសេវាកម្មពាក់ព័ន្ធត្រូវបានផ្តល់ជូនដោយនិយោជិតរបស់សម្ព័ន្ធធនាគារ និង ធនាគារ។

(ii). គម្រោងមូលនិធិសោធននិវត្តន៍

ធនាគារបង់វិភាគទានប្រចាំខែ សម្រាប់គម្រោងប្រាក់សោធននិវត្តន៍កាតព្វកិច្ច ដល់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ដែលជាគម្រោងរបបសន្តិសុខសង្គមដែលគ្រប់គ្រងដោយសាធារណៈសម្រាប់សោធននិវត្តន៍នៅកម្ពុជា។ ធនាគារមិនមានកាតព្វកិច្ចទូទាត់បន្ថែមទៀតទេ នៅពេលដែលវិភាគទានត្រូវបានបង់រួចរាល់។ វិភាគទាននេះត្រូវបានទទួលស្គាល់ថាជាការចំណាយអត្ថប្រយោជន៍របស់និយោជិតនៅពេលដែលពួកគេដល់កាលកំណត់។

មូលនិធិសោធននិវត្តន៍ គឺជាកាតព្វកិច្ចរបស់ធនាគារ និងនិយោជិត។ ការចូលរួមទាំងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ហើយការចូលរួមទាំងនេះត្រូវបានរៀបរាប់ទៅបេឡាជាតិរបបសន្តិសុខសង្គម។ សម្រាប់រយៈពេលប្រាំឆ្នាំដំបូង ការចូលរួមនៃមូលនិធិត្រូវបានកំណត់ចំនួន ៤% (ចាប់ពី ៤០០.០០០ រៀល ទៅ ១.២០០.០០០ រៀល សមមូលនឹង ៩៧ ដុល្លារអាមេរិក ទៅ ២៩១ ដុល្លារអាមេរិករៀងគ្នា) ដែលត្រូវបានបង់ចំនួន ២% ដោយធនាគារ និងចំនួន ២% ដោយនិយោជិត។ (សូមមើលកំណត់សម្គាល់លេខ ២៥)។

(iii). អត្ថប្រយោជន៍ការងាររយៈពេលវែង

សម្ព័ន្ធធនាគារ និងធនាគារមានផែនការអត្ថប្រយោជន៍ការងាររយៈពេលវែងផ្សេងៗ ត្រូវបានសង្ខេបដូចខាងក្រោម៖

អត្ថប្រយោជន៍អតីតភាពការងារ

យោងទៅតាមប្រកាសលេខ ៤៤៣ កប/ប្រ.ក.ខ.ល ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៤ និងសេចក្តីណែនាំលេខ ០៤២/១៩ កប/ស.ណ.ន.ខ.ល ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (“MoLVT”) ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ លើកលែងតែ ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត (“ABL”) និង ស្ថាប័នមីក្រូហិរញ្ញវត្ថុអេស៊ីលីដា មីយ៉ាន់ម៉ា (“AMM”) នឹងផ្តល់ជូននិយោជិតនូវប្រាក់បំណាច់អតីតភាពការងារ ដូចខាងក្រោម៖

- ប្រាក់បំណាច់អតីតភាពការងារបច្ចុប្បន្ន៖ ប្រសិទ្ធភាពនៅខែមករា ឆ្នាំ២០១៩ ១៥ ថ្ងៃនៃប្រាក់បៀវត្សប្រចាំខែជាមធ្យមរបស់ពួកគេ និងអត្ថប្រយោជន៍ ជាដើមរាល់ឆ្នាំត្រូវទូទាត់ជាដើមរាល់ប្រាំមួយខែម្តង ក្នុងខែមិថុនា និងធ្នូ (៧,៥ថ្ងៃ នៃការទូទាត់នីមួយៗ)។
- ប្រាក់បំណាច់រំលឹកអតីតភាពការងារ៖ និយោជិតមានសិទ្ធិទទួលបាន ១៥ថ្ងៃ នៃប្រាក់ខែ ក្នុងមួយឆ្នាំ នៃការបម្រើការងាររបស់ពួកគេ ចាប់តាំងពីការចាប់ផ្តើមបម្រើការងាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ហើយនៅតែបន្តបម្រើការងារជាមួយសម្ព័ន្ធធនាគារ និងធនាគារ។ ប្រាក់បំណាច់រំលឹកអតីតភាពការងារ អាស្រ័យលើការបម្រើការងារកន្លងមករបស់បុគ្គលិកម្នាក់ៗ ហើយមិនត្រូវលើសពីប្រាំមួយខែ នៃប្រាក់ខែគោលជាមធ្យមនោះឡើយ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំលេខ ០៤២/១៩ កប/ស.ណ.ន.ខ.ល ដើម្បីពន្យារពេលការទូទាត់ប្រាក់អតីតភាពការងារឆ្នាំកន្លងមក ដែលនឹងត្រូវទូទាត់ចំនួនបីថ្ងៃម្តង ក្នុងខែមិថុនា និងក្នុងខែធ្នូ ដោយចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២១ មក។

ប្រាក់បំណាច់អតីតភាពការងារបច្ចុប្បន្នត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍និយោជិតរយៈពេលខ្លី។ ប្រាក់បំណាច់អតីតភាពការងារបច្ចុប្បន្នទាំងនេះត្រូវបានបង្កនៅក្នុងឆ្នាំ ដែលការបម្រើការងារពាក់ព័ន្ធ ត្រូវបានផ្តល់ដោយនិយោជិតរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ណ) អត្ថប្រយោជន៍និយោជិត (ត)

(iii). អត្ថប្រយោជន៍ការងាររយៈពេលវែង (ត)

អត្ថប្រយោជន៍អតីតភាពការងារ (ត)

ប្រាក់បំណាច់រំលឹកអតីតភាពការងារត្រូវបានចាត់ថ្នាក់ជាអត្ថប្រយោជន៍រយៈពេលវែងរបស់និយោជិត លើកលែងតែ ចំនួនដែលត្រូវទូទាត់ក្នុងរយៈពេល ១២ខែ។ បំណុលនេះត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ន នាការិយបរិច្ឆេទរបាយការណ៍ ដែលនិយោជិតត្រូវបានទទួលបានចំពោះសេវាកម្មរបស់ពួកគេនៅក្នុងពេលបម្រើការងារចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ ដែល សម្ព័ន្ធធនាគារ និងធនាគារ រំពឹងថានឹងត្រូវទូទាត់នៅការិយបរិច្ឆេទនៃការរាយការណ៍នាពេលអនាគត។

តម្លៃបច្ចុប្បន្នប្រាក់បំណាច់រំលឹកអតីតភាពការងារ ត្រូវបានកំណត់ដោយធ្វើអប្បបរមាប្រាក់ដែលត្រូវទូទាត់ នាពេលអនាគត ដោយប្រើអត្រាការប្រាក់បញ្ញើមានកាលកំណត់សម្រាប់រយៈពេលវែងបំផុត។

អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ

ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនផ្តល់អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈដល់និយោជិតចន្លោះពី ១.២៥០ ដុល្លារអាមេរិក រហូតដល់ ៦.២៥០ ដុល្លារអាមេរិក អាស្រ័យលើលំដាប់តួនាទីរបស់អ្នកគ្រប់គ្រង លើកលែងតែ ABL ដែលផ្តល់អត្ថប្រយោជន៍ អភិវឌ្ឍន៍វិជ្ជាជីវៈដល់និយោជិតចន្លោះពី ៧.៩៤៧.០០០ គីបឡាវ (សមមូលនឹង ៤១៧ ដុល្លារអាមេរិកគត់) រហូតដល់ ២៣.៣៧២.៥០០ គីបឡាវ (សមមូលនឹង ១.២២៦ ដុល្លារអាមេរិកគត់) អាស្រ័យលើលំដាប់តួនាទីរបស់អ្នកគ្រប់គ្រង។

និយោជិតស្ថិតក្នុងមុខតំណែងជាអ្នកគ្រប់គ្រងទទួលបានសិទ្ធិទទួលបានប្រាក់មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង បន្ទាប់ពីស្ថិត ក្នុងតួនាទីជាអ្នកគ្រប់គ្រងពីរឆ្នាំជាប់គ្នា ហើយទទួលបានលទ្ធផលការងារល្អបំផុត ល្អណាស់។ ពួកគេនឹងមានលក្ខណៈគ្រប់គ្រាន់ ដោយស្វ័យប្រវត្តិសម្រាប់ប្រាក់មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកគ្រប់គ្រង ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែមករា នៃឆ្នាំទី៣ (កាលបរិច្ឆេទ ទទួលបានសិទ្ធិ)។ ដើម្បីទទួលបានប្រាក់មូលនិធិនេះ និយោជិតត្រូវតែធ្វើការក្នុងមុខតំណែងរបស់ពួកគេ និងរក្សាបានលទ្ធផល ការងារល្អណាស់សម្រាប់រយៈពេលបីឆ្នាំ គិតចាប់ពីកាលបរិច្ឆេទទទួលបានសិទ្ធិ។ ការទូទាត់ប្រាក់មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈអ្នក គ្រប់គ្រងដំបូងនឹងត្រូវធ្វើឡើងនៅក្នុង ខែមីនាឆ្នាំ បន្ទាប់ពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យរយៈពេលបីឆ្នាំគ្រប់គ្រាន់ ហើយជាបន្ត បន្ទាប់រៀងរាល់បីឆ្នាំក្រោយមកទៀត។

បំណុលត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេល នៅតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ច អត្ថប្រយោជន៍និយោជិតនៅចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ដោយប្រើវិធីសាស្ត្រតំណាងតាមឯកតាព្យាករណ៍។ តម្លៃ បច្ចុប្បន្ន ត្រូវបានកំណត់ដោយធ្វើការអប្បបរមាការទូទាត់នាពេលអនាគតដែលបានប៉ាន់ស្មាន ដោយយោងទៅលើអត្រាការប្រាក់នៃ ប្រាក់បញ្ញើមានកាលកំណត់សម្រាប់រយៈពេលបីឆ្នាំ ដោយសារសិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍មានរយៈពេលបីឆ្នាំ។

(ត) សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារមានកាតព្វកិច្ចផ្លូវច្បាប់ ឬកាតព្វកិច្ចស្ថាបនានា ពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍អតីតកាល ហើយវាទំនងជាអាចមានការហូរចេញនៃធនធានដើម្បីទូទាត់កាតព្វកិច្ច នោះ ហើយទឹកប្រាក់នៃកាតព្វកិច្ចអាចត្រូវបានប៉ាន់ស្មានដោយភាពជឿជាក់។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន ភាពដែលកើតមានឡើងនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបាន កំណត់ដោយធ្វើការពិចារណាទៅលើថ្នាក់នៃកាតព្វកិច្ចទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ ទោះបីជាលទ្ធភាពនៃលំហូរ ចេញទាក់ទងនឹងធាតុណាមួយដែលបានរួមបញ្ចូលនៅក្នុងថ្នាក់ដូចគ្នានៃកាតព្វកិច្ច អាចមានតិចតួចក៏ដោយ។

សំវិធានធន ត្រូវបានវាស់វែងតាមតម្លៃបច្ចុប្បន្ននៃចំណាយដែលរំពឹងថានឹងត្រូវធ្វើការទូទាត់កាតព្វកិច្ចនោះ ដោយប្រើប្រាស់ អត្រាមុនគិតពន្ធ ដើម្បីឆ្លុះបញ្ចាំងពីការវាយតម្លៃតាមទិដ្ឋភាពបច្ចុប្បន្ននៃពេលវេលានៃការប្រើប្រាស់សាច់ប្រាក់ និងហានិភ័យ ជាក់លាក់ចំពោះកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារការកន្លងផុតទៅនៃពេលវេលា ត្រូវបានទទួលស្គាល់ជា ចំណាយការប្រាក់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(២) ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូល និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអប្បបរមាការទទួល ឬទូទាត់សាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក ក្នុងអាយុកាលដែលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- ថ្លៃដើមបានរំលស់របស់បំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យសកម្មដែលមានឱនភាពនៃតម្លៃឥណទាននៅពេលធ្វើលទ្ធកម្ម ឬបង្កើត សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌតាមកិច្ចសន្យាទាំងអស់របស់ឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ដែលរំពឹងទុក ECL នោះទេ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាននៅពេលធ្វើលទ្ធកម្ម ឬបង្កើតអត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនាដោយប្រើលំហូរសាច់ប្រាក់នាពេលអនាគតដែលប៉ាន់ស្មាន រួមបញ្ចូលទាំងការខាតបង់ឥណទានដែលរំពឹងទុក។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវចំណាយប្រតិបត្តិការ និងកម្រៃដែលបានបង់ ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ចំណាយប្រតិបត្តិការរួមមាន ថ្លៃដើមបន្ថែមដែលចូលរួមដោយផ្ទាល់ទៅនឹងការធ្វើលទ្ធកម្ម ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

ថ្លៃដើមបានរំលស់ និងតម្លៃយោងដុល

‘ថ្លៃដើមបានរំលស់’ របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងនៅពេលទទួលស្គាល់លើកដំបូង ដកការសងមកវិញនូវប្រាក់ដើម ឬក ឬដករំលស់បង្ក ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព នៃភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់លើកដំបូង និងចំនួននៅឥណ្ឌាប្រតិទាន និងត្រូវធ្វើនិយ័តកម្មចំពោះការខាតបង់ឥណទានដែលរំពឹងទុក (ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ)។

‘តម្លៃយោងដុល’ របស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលធ្វើនិយ័តកម្មសំវិធានធនលើការខាតបង់ឥណទានដែលរំពឹងទុក។

ចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនាលើការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានអនុវត្តលើតម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃឥណទាន) ឬថ្លៃដើមបានរំលស់របស់បំណុលហិរញ្ញវត្ថុ។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានធ្វើការកែប្រែឡើងវិញ ដែលជាលទ្ធផលនៃការប៉ាន់ស្មានឡើងវិញតាមពេលកំណត់របស់លំហូរសាច់ប្រាក់នៃឧបករណ៍ ដែលមានអត្រាការប្រាក់អថេរ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ អត្រាការប្រាក់ប្រសិទ្ធភាព ក៏ត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់ការធ្វើនិយ័តកម្មតម្លៃសមស្របនៃការទប់ស្កាត់ហានិភ័យ នៅកាលបរិច្ឆេទធ្វើរំលស់នៃការធ្វើនិយ័តកម្មការទប់ស្កាត់ហានិភ័យ ត្រូវចាប់ផ្តើម។

ទោះបីជាយ៉ាងណាក៏ដោយ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទានបន្ទាប់ពីបានទទួលស្គាល់លើកដំបូងចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពលើថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាន នោះការគណនាចំណូលការប្រាក់ត្រូវប្តូរមកលើមូលដ្ឋានតម្លៃដុលវិញ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(២) ការប្រាក់ (ត)

ចំណូលការប្រាក់ និងចំណាយការប្រាក់ (ត)

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាន នៅពេលទទួលស្គាល់លើកដំបូងចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ដែលបានកែតម្រូវឥណទានលើថ្លៃដើមបានរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុល្លារទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

ការបង្ហាញ

ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល អាចមាន៖

- ការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរវាស់វែងតាមថ្លៃដើមបានរំលស់
- ការប្រាក់លើឧបករណ៍បំណុលរវាស់វែងតាម FVOCI
- ចំណែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របក្នុងនិស្សន្ទការទប់ស្កាត់ហានិភ័យ ដែលមានគុណវុឌ្ឍិ ដែលបានកំណត់ជាការទប់ស្កាត់ហានិភ័យលំហូរសាច់ប្រាក់នៃភាពប្រែប្រួលរបស់លំហូរសាច់ប្រាក់ការប្រាក់ ក្នុងអំឡុងពេលដូចគ្នា ខណៈដែលលំហូរសាច់ប្រាក់បានទប់ស្កាត់ហានិភ័យមានឥទ្ធិពលដល់ចំណូល ឬចំណាយការប្រាក់ និង
- ចំណែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របក្នុងនិស្សន្ទការទប់ស្កាត់ហានិភ័យ ដែលមានគុណវុឌ្ឍិ ដែលបានកំណត់ជាតម្លៃសមស្របនៃការទប់ស្កាត់ហានិភ័យនៃតម្លៃហានិភ័យអត្រាការប្រាក់។

ចំណាយការប្រាក់ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេលអាចមាន៖

- បំណុលហិរញ្ញវត្ថុដែលរវាស់វែងតាមថ្លៃដើមបានរំលស់ និង
- ចំណែកដែលមានប្រសិទ្ធភាពនៃការផ្លាស់ប្តូរតម្លៃសមស្របក្នុងនិស្សន្ទការទប់ស្កាត់ហានិភ័យ ដែលមានគុណវុឌ្ឍិបានកំណត់ជាការទប់ស្កាត់ហានិភ័យលំហូរសាច់ប្រាក់នៃភាពប្រែប្រួល របស់លំហូរសាច់ប្រាក់ការប្រាក់ក្នុងអំឡុងពេលដូចគ្នាខណៈដែលលំហូរសាច់ប្រាក់បានទប់ស្កាត់ហានិភ័យមានឥទ្ធិពលដល់ចំណូល ឬចំណាយការប្រាក់។

ចំណូល និងចំណាយការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុណាមួយតាម FVTPL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល។

(៣) កម្រៃ និងជើងសារ

ចំណូលកម្រៃ និងជើងសារ រួមមានកម្រៃសេវាកម្មធនាគារ កម្រៃគ្រប់គ្រងការវិនិយោគ ជើងសារលើការលក់ កម្រៃបញ្ញើ និងកម្រៃការប្រមូលផ្តុំ ត្រូវបានទទួលស្គាល់ជាសេវាកម្មពាក់ព័ន្ធត្រូវបានបម្រើ។

ប្រសិនបើ កិច្ចសន្យាផ្តល់ឥណទានមិនត្រូវបានរំពឹងថានឹងមានការដកប្រើប្រាស់ជាឥណទាន នោះកម្រៃកិច្ចសន្យាផ្តល់ឥណទានដែលទាក់ទងត្រូវបានទទួលស្គាល់ដោយឈរលើមូលដ្ឋានថេរក្នុងរយៈពេលនៃកិច្ចសន្យា។

កិច្ចសន្យាជាមួយអតិថិជន ដែលបង្កើតឱ្យមានការទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ អាចជាផ្នែកនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ៩ ឧបករណ៍ហិរញ្ញវត្ថុ និងជាផ្នែកនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ១៥ ចំណូលដែលបានពីកិច្ចសន្យាជាមួយអតិថិជន។ ក្នុងករណីនេះ សម្ព័ន្ធធនាគារ និងធនាគារត្រូវអនុវត្តជាដំបូង ស.រ.ហ.អ.ក ៩ ដើម្បីបែងចែក និងរវាស់វែងផ្នែកនៃកិច្ចសន្យា ដែលស្ថិតក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក ៩ ហើយបន្ទាប់មកអនុវត្ត ស.រ.ហ.អ.ក ១៥ ចំពោះផ្នែកដែលនៅសេសសល់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ឆ) ការទទួលស្គាល់កម្រៃសេវា និងចំណូលផ្សេងៗ

(i) ភាគលាភ

ចំណូលពីភាគលាភណាមួយ ត្រូវបានទទួលស្គាល់នៅពេលសិទ្ធិទទួលបានការទូទាត់ត្រូវបានបង្កើតឡើង។ ជាធម្មតា នេះ គឺជាកាលបរិច្ឆេទនៃការបែងចែកភាគលាភ (អិចឌីវីដង់) សម្រាប់មូលបត្រមូលធនសម្រុង។

ភាគលាភលើឧបករណ៍មូលធនកំណត់តាម FVOCI ដែលបង្ហាញយ៉ាងច្បាស់ពីការប្រមូលបានមកវិញរបស់ផ្នែកនៃថ្លៃដើម របស់ការវិនិយោគត្រូវបង្ហាញនៅក្នុងលទ្ធផលលម្អិតផ្សេងៗ។

(ii) សេវាកម្មបណ្តុះបណ្តាល និងប្រឹក្សាយោបល់

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់ចំណូលពីសេវាកម្ម នៅពេលដែលវាទំនងថាអត្ថប្រយោជន៍សេដ្ឋកិច្ចនឹងហូរចូល សម្ព័ន្ធធនាគារ និងធនាគារ ហើយចំនួនទឹកប្រាក់នៃចំណូលអាចវាស់វែងដោយជឿជាក់។ ចំណូលពីសេវាកម្មបណ្តុះបណ្តាល និង សេវាកម្មប្រឹក្សាយោបល់ ត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្មត្រូវបានផ្តល់។

(ន) ភតិសន្យា

នៅដំណាក់កាលដំបូងនៃកិច្ចសន្យា សម្ព័ន្ធធនាគារ និងធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមួយមាន ឬជាភតិសន្យាដែរ ឬទេ។ កិច្ចសន្យាជា ឬមានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិអភិបាលធ្វើការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុង រយៈពេលកំណត់មួយ ជាថ្នូរនឹងតម្លៃតបស្នង។

ក្នុងនាមជាភតិកៈ

នាពេលចាប់ផ្តើម ឬការកែប្រែនៃកិច្ចសន្យាដែលមានសមាសធាតុភតិសន្យាសម្ព័ន្ធធនាគារនិងធនាគារបែងចែកតម្លៃតបស្នង នៅក្នុងកិច្ចសន្យាទៅតាមសមាសធាតុភតិសន្យានីមួយៗដោយផ្អែកលើមូលដ្ឋានថ្លៃតែម្នាក់ឯង។

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យានៅកាលបរិច្ឆេទ ចាប់ផ្តើម ភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់វែងតាមថ្លៃដើមដំបូង ដែលរួមមានតម្លៃដំបូងនៃបំណុលភតិសន្យាដែលត្រូវបាន កែតម្រូវសម្រាប់ការទូទាត់ភតិសន្យាដែលបានធ្វើឡើងនៅ ឬមុនកាលបរិច្ឆេទចាប់ផ្តើមបូកនឹងចំណាយដោយផ្ទាល់ដំបូងដែលបាន កើតឡើង និងការប៉ាន់ស្មាននៃចំណាយដើមរ៉េរី និងផ្លាស់ចេញទ្រព្យសកម្មជាមូលដ្ឋាន ឬដើម្បីស្តារឡើងវិញនូវទ្រព្យសកម្មជា មូលដ្ឋាន ឬទីតាំងដែលវាស្ថិតនៅ ឬស្តារឡើងវិញនូវទ្រព្យសកម្មជាមូលដ្ឋានទៅតាមលក្ខខណ្ឌតម្រូវក្នុងលក្ខខណ្ឌនៃភតិសន្យា លើកលែងតែចំណាយដែលកើតឡើងក្នុងការផលិតសន្និធិដកចេញការលើកទឹកចិត្តភតិសន្យាដែលបានទទួល។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានរំលស់ជាបន្តបន្ទាប់តាមវិធីសាស្ត្រថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមរហូតដល់ចុងបញ្ចប់នៃ អាយុកាលភតិសន្យា លើកលែងតែភតិសន្យាផ្ទេរការកាន់កាប់ទ្រព្យសកម្មជាមូលដ្ឋានទៅឱ្យសម្ព័ន្ធធនាគារ និងធនាគារនៅចុង ការិយបរិច្ឆេទនៃរយៈពេលភតិសន្យា ឬថ្លៃដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឆ្លុះបញ្ចាំងថា សម្ព័ន្ធធនាគារ និងធនាគារនឹងអនុវត្ត ជម្រើសធ្វើលទ្ធកម្ម។ ក្នុងករណីដែលសិទ្ធិប្រើប្រាស់ទ្រព្យសកម្មនឹងត្រូវបានធ្វើរំលស់ក្នុងអាយុប្រើប្រាស់នៃទ្រព្យសកម្មជាមូលដ្ឋាន ដែលត្រូវបានកំណត់ដោយផ្អែកលើមូលដ្ឋាន ដូចគ្នាទៅនឹងទ្រព្យនិង បរិក្ខារ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់ បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាពនៃតម្លៃ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញនៃបំណុលភតិសន្យា។

បំណុលភតិសន្យា ត្រូវបានវាស់វែងលើកដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅកាល បរិច្ឆេទចាប់ផ្តើម ធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ដែលបង្កប់នៅក្នុងភតិសន្យា ឬករណីដែលអត្រានោះមិនអាចកំណត់ សម្ព័ន្ធធនាគារ និងធនាគារប្រើប្រាស់អត្រាការប្រាក់កម្ចីបន្ថែមរបស់ខ្លួន។ ជាការអនុវត្ត សម្ព័ន្ធធនាគារ និងធនាគារប្រើប្រាស់អត្រា ការប្រាក់កម្ចីបន្ថែម ជាអត្រាអប្បបរមា ដើម្បីវាស់វែងសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និង បំណុលភតិសន្យា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ន) ភតិសន្យា (ត)

ក្នុងនាមជាភតិកៈ(ត)

ការទូទាត់ភតិសន្យាដែលបានរួមបញ្ចូលក្នុងការវាស់វែងនៃបំណុលភតិសន្យា មានដូចខាងក្រោម៖

- ការទូទាត់ថេរ រួមទាំងសមាសធាតុនៃការទូទាត់ថេរ ដកចេញនូវរាល់អត្ថប្រយោជន៍នៃភតិសន្យា
- ការទូទាត់ភតិសន្យាអថេរដែលអាស្រ័យលើសន្ទស្សន៍ ឬអត្រាមួយ ដែលវាស់វែងលើកដំបូងដោយប្រើសន្ទស្សន៍ ឬអត្រានៅកាលបរិច្ឆេទចាប់ផ្តើម
- តម្លៃដែលរំពឹងថានឹងត្រូវបង់នៅក្រោមតម្លៃសំណល់មានការធានា និង
- ថ្លៃអនុវត្តដែលស្ថិតក្រោមជម្រើសនៃការធ្វើលទ្ធកម្មដែលសម្ព័ន្ធធនាគារ និងធនាគារមានភាពប្រាកដប្រជាក្នុងការអនុវត្តការទូទាត់ភតិសន្យានៅក្នុងរយៈពេលមានជម្រើសនៃការបន្តជាថ្មី ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារ មានភាពប្រាកដប្រជាក្នុងការអនុវត្តជម្រើសពន្យារ និងការពិន័យ សម្រាប់ការបញ្ចប់ភតិសន្យាមុនពេលកំណត់ លើកលែងតែសម្ព័ន្ធធនាគារ និងធនាគារ មានភាពប្រាកដប្រជាមិនបញ្ចប់មុនពេលកំណត់។

បំណុលភតិសន្យាត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញ នៅពេលមានការកែប្រែការទូទាត់ភតិសន្យានាពេលអនាគត ដែលកើតឡើងពីការផ្លាស់ប្តូរនៃសន្ទស្សន៍ ឬអត្រាណាមួយ ប្រសិនបើមានការកែប្រែតម្លៃប៉ាន់ស្មានដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងថានឹងត្រូវទូទាត់ក្រោមតម្លៃសំណល់មានការធានា ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារផ្លាស់ប្តូរ ការវាយតម្លៃថាតើត្រូវអនុវត្តជម្រើសការធ្វើលទ្ធកម្ម ពន្យារ ឬបញ្ចប់ដែរឬទេ ឬប្រសិនបើមានការទូទាត់ថេរជាស្ថានភាពពិតដែលកែប្រែ ឬភតិសន្យាត្រូវបានកែប្រែ ហើយការកែប្រែលើភតិសន្យា មិនត្រូវបានកត់ត្រាជាភតិសន្យាដាច់ដោយឡែកឡើយ។ នៅពេលដែលបំណុលភតិសន្យា ត្រូវបានវាស់វែងឡើងវិញតាមវិធីសាស្ត្រនេះ ការកែតម្រូវត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបញ្ចុះរហូតដល់មានតម្លៃសូន្យ។

ភតិសន្យារយៈពេលខ្លី និងភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប

ភតិសន្យារយៈពេលខ្លីគឺជាភតិសន្យាណាដែលបរិច្ឆេទចាប់ផ្តើម ដែលមានរយៈពេល ១២ខែ ឬតិចជាងនេះ។ ភតិសន្យាដែលរួមមានជម្រើសក្នុងការទិញគឺមិនមែនជាភតិសន្យារយៈពេលខ្លីនោះទេ។

មូលដ្ឋាននៃការជួលទ្រព្យសម្បត្តិ ដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប ប្រសិនបើលក្ខណៈនៃទ្រព្យសម្បត្តិដែលមានសភាពថ្មី ហើយជាទូទៅមិនមានតម្លៃទាប។ ឧទាហរណ៍ ការជួលឡានដែលមិនសមស្របជាភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាបឡើយ ព្រោះឡានថ្មីមិនមានតម្លៃទាបឡើយ។

សម្ព័ន្ធធនាគារ និងធនាគារបានជ្រើសរើសមិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាត្រឹមត្រូវសម្រាប់ភតិសន្យានៃទ្រព្យសកម្មដែលមានតម្លៃទាប និងភតិសន្យារយៈពេលខ្លី។ សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់ការទូទាត់ភតិសន្យាដែលទាក់ទងនឹងភតិសន្យាទាំងនេះ ជាការចំណាយតាមមូលដ្ឋានថេរក្នុងរយៈពេលនៃភតិសន្យា។

(ប) ទ្រព្យសកម្មយថាហេតុ និងបំណុលយថាហេតុ

ទ្រព្យសកម្មយថាហេតុ គឺជាការកើតឡើងដោយមិនបានគ្រោងទុក ឬការរំពឹងទុកផ្សេងៗដែលបណ្តាលមកពីភាពដែលអាចទៅរួចនៃលំហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ចទៅលើសម្ព័ន្ធធនាគារ និងធនាគារ។ ជាលទ្ធផល វាត្រូវបានគេចាត់ទុកថាជាចំណូលដែលមិនអាចទទួលស្គាល់ ទ្រព្យសកម្មយថាហេតុ មិនត្រូវបានកត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ។ ទ្រព្យសកម្មយថាហេតុ គួរតែត្រូវបានបង្ហាញនៅពេលដែលទំនងជាមានលំហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ច។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យជាសារន្ត (ត)

(ប) ទ្រព្យសកម្មយថាហេតុ និងបំណុលយថាហេតុ (ត)

បំណុលយថាហេតុ ត្រូវបានរាប់បញ្ចូលទាំងការធានា និងលិខិតធានានៃដែលត្រូវបានដាក់តម្កល់ជាទ្រព្យបញ្ចាំ គឺកាតព្វកិច្ចដែលអាចកើតមានបណ្តាលពីព្រឹត្តិការណ៍អតីតកាលទាំងឡាយ ដែលអត្ថិភាពរបស់វានឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមិនប្រាកដប្រជាមួយ ឬច្រើន ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សម្ព័ន្ធធនាគារ និងធនាគារ ឬជាកាតព្វកិច្ចបច្ចុប្បន្ន ដែលកើតឡើងពីព្រឹត្តិការណ៍អតីតកាលដែលមិនបានទទួលស្គាល់ ពីព្រោះវាអាចជាលំហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច ឬព្រោះតែមិនអាច វាស់វែងទៅលើចំនួននៃកាតព្វកិច្ចឱ្យបានច្បាស់លាស់។

បំណុលយថាហេតុ មិនត្រូវបានកត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ប៉ុន្តែត្រូវបានដាក់បង្ហាញលើកលែងតែប្រូបាប៊ីលីតេនៃការកាត់កង គឺស្មើតែគ្មាន។

(ឆ) របាយការណ៍តាមផ្នែក

ប្រតិបត្តិការតាមផ្នែក គឺជាធាតុផ្សំរបស់សម្ព័ន្ធធនាគារដែលទាក់ទងនឹងសកម្មភាពអាជីវកម្ម ដែលវាអាចនឹងកើតមានចំណូល និងចំណាយ ដែលរួមបញ្ចូលចំណូល និងចំណាយ ដែលទាក់ទងនឹងប្រតិបត្តិការដែលមាននៅក្នុងធាតុផ្សំរបស់សម្ព័ន្ធធនាគារ។

ព័ត៌មានអំពីប្រតិបត្តិការតាមផ្នែក ដែលត្រូវនឹងកម្រិតកំណត់ខាងក្រោម សម្ព័ន្ធធនាគារនឹងរាយការណ៍ដាច់ដោយឡែករួមមាន៖

- ចំនួនទឹកប្រាក់នៃរបាយការណ៍ចំណេញ ឬខាតដែលស្មើនឹង ១០% ឬច្រើនជាងនៃចំនួនទឹកប្រាក់ចំណេញរួមនៃប្រតិបត្តិការតាមផ្នែកទាំងអស់ ដែលមិនរាយការណ៍ខាត និងទឹកប្រាក់ខាតរួមនៃប្រតិបត្តិការតាមផ្នែកទាំងអស់ដែលរាយការណ៍ខាត ឬ
- ទ្រព្យសកម្មដែលមានចំនួន ១០% ឬច្រើនជាងនៃទ្រព្យសកម្មរួមនៃប្រតិបត្តិការតាមផ្នែក។

ប្រតិបត្តិការតាមផ្នែក ដែលមិនត្រូវនឹងកម្រិតកំណត់ទាំងនេះ អាចត្រូវបានរាយការណ៍ និងលាតត្រដាងដាច់ដោយឡែកប្រសិនបើអ្នកគ្រប់គ្រងជឿថាព័ត៌មានអំពីផ្នែកនោះ គឺផ្តល់ផលប្រយោជន៍សម្រាប់អ្នកប្រើប្រាស់នៃរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

សម្រាប់គោលបំណងរបស់អ្នកគ្រប់គ្រង សម្ព័ន្ធធនាគារ គឺកំពុងតែរៀបចំឱ្យទៅជាអាជីវកម្មធំៗចំនួន២ គឺឱ្យកម្ចី និងសេវាហិរញ្ញវត្ថុផ្សេងៗ។ ផ្នែកទាំងនេះជាមូលដ្ឋាន ដែលសម្ព័ន្ធធនាគាររាយការណ៍ ក្នុងរបាយការណ៍តាមផ្នែកដំបូង។

ព័ត៌មានហិរញ្ញវត្ថុតាមផ្នែកត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ៦។

(៣) ការបង្កត់នៃចំនួន

ចំនួនទឹកប្រាក់ជាដុល្លារអាមេរិកទាំងអស់ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល និង កំណត់សម្គាល់ គឺស្ថិតនៅក្នុងឯកតារូបិយប័ណ្ណដុល្លារអាមេរិក។ ចំនួនប្រាក់រៀលខ្មែរទាំងអស់ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល និងកំណត់សម្គាល់ត្រូវបានបង្កត់ទៅជិតខ្ទង់ពាន់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

៣. សមាសភាពនៃសម្ព័ន្ធធនាគារ

លម្អិតនៃបុត្រសម្ព័ន្ធរបស់ធនាគារគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ គឺត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ១៣។

ព័ត៌មានហិរញ្ញវត្ថុសំខាន់ៗនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល នៃបុត្រសម្ព័ន្ធមិនមែនកាន់កាប់ដោយធនាគារ ដែលមានភាគកម្មមិនមានអភិបាលភាពជាសារន្ត ត្រូវបានបង្ហាញនៅខាងក្រោម និងនៅក្នុងទំព័រនេះ។ ព័ត៌មានហិរញ្ញវត្ថុដែលបានសង្ខេបគឺតំណាងឱ្យចំនួនទឹកប្រាក់មុនពេលលុបបំបាត់ចោល។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣. សមាសភាពនៃសម្ព័ន្ធ (ត)

សាគរវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ស្ថានភាពហិរញ្ញវត្ថុ				
ទ្រព្យសកម្មរយៈពេលខ្លី	៥២២.៥៩០	២៩៦.៦៩១	២.១២២.២៣៤	១.២១១.៩៨៣
ទ្រព្យសកម្មរយៈពេលវែង	៣០.៩០០.១៤១	៣១.៤៣៣.០១៩	១២៥.៤៤៥.៤៧៣	១២៤.៤០៣.៨៨៣
ទ្រព្យសកម្មសរុប	៣១.៤២២.៧៣១	៣១.៧២៩.៧១០	១២៧.៦០៧.៧១១	១២៥.៦១៥.៨៦៦
បំណុលរយៈពេលខ្លី	៣.១៧៧.២៤១	២.៧៩៣.២៦២	១២.៩០២.៩៣៤	១១.៤១០.៤៧៥
បំណុលរយៈពេលវែង	២.៣៣២.៩៦៧	៣.១៧៩.០៩៣	៩.៤៧៤.១៧៩	១២.៩៤៦.៥៩៦
បំណុលសរុប	៥.៥១០.២០៨	៥.៩៧២.៣៥៥	២២.៣៧៧.១១៣	២៤.៣៥៧.០៧១
មូលធន	២៥.៩១២.៥២៣	២៥.៧៥៧.៣៥៥	១០៥.២៣០.៥៩៨	១០៤.២៥៨.៧៩៥
បំណុល និងមូលធនសរុប	៣១.៤២២.៧៣១	៣១.៧២៩.៧១០	១២៧.៦០៧.៧១១	១២៥.៦១៥.៨៦៦
ម្ចាស់កម្មសិទ្ធិ និងសិទ្ធិបោះឆ្នោតកាន់កាប់ ដោយភាគកម្មមិនមានអភិបាលភាព	២៣,៣៩១%	២៣,៣៩១%	២៣,៣៩១%	២៣,៣៩១%
មូលធនបែងចែកទៅ៖				
មូលធនកាន់កាប់ដោយធនាគារមេ	១៩.៨៥១.២៩៤	១៩.៧៣២.៤៥២	៨០.៦១៦.១០៥	៨០.៦០៧.០៦៧
ភាគកម្មមិនមានអភិបាលភាព	៦.០៦១.២២៩	៦.០២៤.៩០៣	២៤.៦១៤.៤៨៩	២៤.៦១១.៧២៨

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
លទ្ធផលនៃប្រតិបត្តិការ៖				
ចំណូល	៤.៦៧៤.១៣០	៣.៧៩៣.០៧៥	១៩.០៧០.៤៥០	១៥.៥៧៤.១៥៩
ថ្លៃដើម និងចំណាយ	(៤.៥១៩.០០២)	(៤.០៤៩.០២២)	(១៨.៤៣៧.៥២៤)	(១៦.៦២៩.៣៣៣)
ចំណេញក្នុងការិយបរិច្ឆេទ	១៥៥.១២៨	(២៥៥.៩៤៧)	៦៣២.៩២៦	(១.០៥៥.១៧៤)
សរុបលទ្ធផលចំណេញលម្អិតក្នុង ការិយបរិច្ឆេទ	១៥៥.១២៨	(២៥៥.៩៤៧)	៦៣២.៩២៦	(១.០៥៥.១៧៤)

ប្រាក់ចំណេញបែងចែកទៅ៖				
មូលធនកាន់កាប់ដោយធនាគារមេ	១១៤.៨៤២	(១៩៦.០៧៤)	៤៨៤.៨៧៥	(៨០៥.២៩២)
ភាគកម្មមិនមានអភិបាលភាព	៣៦.២៨៦	(៥៩.៨៦៩)	១៤៨.០៥១	(២៤៥.៨៨២)
សរុប	១៥១.១២៨	(២៥៥.៩៤៧)	៦៣២.៩២៦	(១.០៥៥.១៧៤)

សរុបលទ្ធផលចំណេញលម្អិតក្នុងការិយបរិច្ឆេទ បែងចែកទៅ៖				
មូលធនកាន់កាប់ដោយ ធនាគារមេ	១១៤.៨៤២	(១៩៦.០៧៤)	៤៨៤.៨៧៥	(៨០៥.២៩២)
ភាគកម្មមិនមានអភិបាលភាព	៣៦.២៨៦	(៥៩.៨៦៩)	១៤៨.០៥១	(២៤៥.៨៨២)
សរុប	១៥១.១២៨	(២៥៥.៩៤៧)	៦៣២.៩២៦	(១.០៥៥.១៧៤)

លំហូរសាច់ប្រាក់៖				
សាច់ប្រាក់ចូលសុទ្ធប្រើក្នុងសកម្មភាព ប្រតិបត្តិការ	១.១៦៩.២៨៧	៦៩៤.៤៧៤	៤.៧៧០.៦៩១	២.៨៥២.២០៥
សាច់ប្រាក់ចេញសុទ្ធប្រើក្នុងសកម្មភាព វិនិយោគ	(១៣១.២៣០)	(៦២.៨២១)	(៥៣៥.៤១៤)	(២៥៨.០០៦)
សាច់ប្រាក់ចេញសុទ្ធប្រើក្នុងសកម្មភាព ហិរញ្ញប្បទាន	(៩៤៦.៩៣៣)	(៩៥១.២៤៧)	(៣.៨០៣.៤៨៧)	(៣.៩០៦.៧៧១)
លំហូរសាច់ប្រាក់ចូល/(ចេញ) សុទ្ធ	៩១.១២៤	(៣១៩.៥៩៤)	៣៣១.៨៩០	(៣១២.៥៧២)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៤. ការប៉ាន់ស្មាន និង វិនិច្ឆ័យគណនេយ្យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ

សម្ព័ន្ធធនាគារ និងធនាគារធ្វើការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធនឹងអនាគត។ តាមនិយមន័យការប៉ាន់ស្មាន គណនេយ្យ កម្រស្មើនឹងលទ្ធផលជាក់ស្តែងដែលពាក់ព័ន្ធ។ ដើម្បីលើកកម្ពស់ខ្លឹមសារព័ត៌មាននៃការប៉ាន់ស្មានអចេរសំខាន់ៗមួយ ចំនួនដែលត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធផល និងក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលរបស់ សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានសាកល្បងសម្រាប់ភាពប្រែប្រួលទៅនឹងការផ្លាស់ប្តូរនៅក្នុងប៉ារ៉ាម៉ែត្រជាមូលដ្ឋាន។ ការប៉ាន់ស្មាន និងការសន្មតដែលមានហានិភ័យជាសារវន្តក្នុងការបង្កឱ្យមានការកែតម្រូវជាសារវន្តទៅនឹងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុបន្ទាប់ មានដូចខាងក្រោម។

ខាងក្រោមនេះ គឺជាការសន្មតសំខាន់ៗទាក់ទងនឹងអនាគត និងប្រភពសំខាន់ៗផ្សេងទៀតនៃភាពមិនប្រាកដប្រជានៃការប៉ាន់ ប្រមាណនៅចុងបញ្ចប់នៃការិយបរិច្ឆេទរបាយការណ៍នីមួយៗ៖

ការវាស់វែងនៃសំវិធានធនពីការបាត់បង់ឥណទានដែលរំពឹងទុក

សំវិធានធនពីការបាត់បង់ឥណទានដែលរំពឹងទុក (ECL) សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើម ដករំលស់ តម្លៃប្រើប្រាស់ ម៉ូដែលស្មុគស្មាញ និងការសន្មតសំខាន់ៗអំពីលក្ខខណ្ឌសេដ្ឋកិច្ច និងឥរិយាបថឥណទាន នាពេលអនាគត (ឧ. លទ្ធភាពនៃការខកខានសងរបស់អតិថិជន និងលទ្ធផលខាតបង់)។

ការវិនិច្ឆ័យសំខាន់ៗមួយចំនួនក៏ត្រូវបានតម្រូវឱ្យអនុវត្តគណនេយ្យសម្រាប់ការវាស់វែង ECL ដូចជា៖

- ការដាក់ជាក្រុមទ្រព្យសកម្មហិរញ្ញវត្ថុ ដែលចែករំលែកលក្ខណៈហានិភ័យឥណទានស្រដៀងគ្នាសម្រាប់គោល បំណងនៃការវាស់វែង ECL
- ការជ្រើសរើសម៉ូដែល និងការសន្មតសមស្របដើម្បីវាស់វែង ECL
- ការកំណត់លក្ខណៈវិនិច្ឆ័យសម្រាប់កំណត់អត្តសញ្ញាណប្រាក់កម្ចីដល់អតិថិជនដែលបានជួបប្រទះការកើនឡើង យ៉ាងខ្លាំងនៃហានិភ័យឥណទាន (SICR)
- ការអនុវត្តការសន្មត និងការវិភាគលើលំហូរសាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក និងព័ត៌មានដែលមើលទៅ ខាងមុខ
- ធនាគារបាន ដំឡើងកំរិត LGD រហូតដល់ ១០% សម្រាប់ការគណនា ECL ក្នុងករណីមានទ្រព្យធានាលើស សម្រាប់ឥណទាន ដែលអាចធានាបានដោយប្រភេទទ្រព្យធានាផ្សេងៗ ជាពិសេសនៅពេល ដែលទ្រព្យធានា បានដាក់ត្រូវបានផ្តោតទៅលើដី និងអគារ បន្ទាប់ពីការវិភាគលើទិន្នន័យការបាត់បង់ជាប្រវត្តិសាស្ត្រ និងជាការ ឆ្លើយតបទៅនឹងការវិវឌ្ឍក្នុងផលបត្រឥណទានរបស់ធនាគារ ព្រមទាំងស្ថានភាពទីផ្សារ និងសេដ្ឋកិច្ចដែល មានស្រាប់។

សូមយោងលើកំណត់សម្គាល់លេខ ៣៩.១(ច)៖ សម្រាប់ការណែនាំលើការវាយតម្លៃឱនភាពនៃតម្លៃរបស់ឧបករណ៍ហិរញ្ញវត្ថុ ក្រោមម៉ូដែល ECL។ នេះរាប់បញ្ចូលទាំងការកំណត់នៃធាតុចូល ដែលប្រើក្នុងការវាស់វែង ECL និងការបញ្ចូលព័ត៌មានដែលមើល ទៅមុខ។

អត្ថប្រយោជន៍និយោជិត

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចមូលនិធិលើកទឹកចិត្ត រំលឹកប្រាក់បំណាច់អតីតភាពការងារ និង មូលនិធិលើកទឹកចិត្តអភិវឌ្ឍន៍ វិជ្ជាជីវៈ អាស្រ័យលើកត្តាមួយចំនួន ដែលត្រូវបានកំណត់ដោយអ្នកគ្រប់គ្រង ដោយប្រើការសន្មតមួយចំនួន។ ការសន្មតដែលត្រូវ បានប្រើក្នុងការកំណត់ចំណាយសុទ្ធ សម្រាប់អត្ថប្រយោជន៍និយោជិតមានអត្រាអប្បបរមា និងអត្រាឈប់ពីការងារ។ ការផ្លាស់ប្តូរ ណាមួយនៅក្នុងការសន្មតទាំងនេះនឹងប៉ះពាល់ដល់តម្លៃនៃអត្ថប្រយោជន៍និយោជិត។

អត្ថមាននៃទីផ្សារមូលបត្រជាប្រាក់ដុល្លារអាមេរិក និងមូលបត្ររដ្ឋជាប្រាក់ដុល្លារអាមេរិក នៅក្នុងប្រទេសកម្ពុជា អ្នកគ្រប់គ្រង បានប្រើប្រាស់ អត្រាការប្រាក់បញ្ញើមានកាលកំណត់រយៈពេលវែងបំផុត និងអត្រាការប្រាក់បញ្ញើមានកាលកំណត់រយៈពេលបីឆ្នាំ ជាអត្រាអប្បបរមា និងអត្រាឈប់ពីការងារ ដើម្បីកំណត់តម្លៃ បច្ចុប្បន្ន នៃលំហូរសាច់ប្រាក់នាពេលអនាគតប៉ាន់ស្មានដែលរំពឹងថានឹង តម្រូវឱ្យទូទាត់កាតព្វកិច្ចអត្ថប្រយោជន៍រំលឹកប្រាក់បំណាច់អតីតភាពការងារ និងអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈរៀងគ្នា ដែលគិតជា ប្រាក់ដុល្លារអាមេរិក ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៤. ការប៉ាន់ស្មាន និង វិនិច្ឆ័យគណនេយ្យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ (ត)

ការប៉ាន់ស្មានថ្លៃដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា

បំណុលភតិសន្យា គឺវាស់វែងតាមតម្លៃបច្ចុប្បន្ន នៃភតិសន្យាដែលត្រូវទូទាត់ទៅតាមរយៈពេលនៃភតិសន្យា។ នៅក្នុងការគណនា បំណុលភតិសន្យា សម្ព័ន្ធធនាគារ និងធនាគារប្រើប្រាស់អត្រាមធ្យមនៃប្រាក់កម្ចីបន្ថែមដោយផ្អែកលើអត្រាការប្រាក់កម្ចីជាមធ្យម នៅពេលចាប់ផ្តើមអនុវត្តទៅតាមរយៈពេលនៃភតិសន្យា។

៥. ការប្តូរពីដុល្លារអាមេរិកទៅជាប្រាក់រៀល

ដើម្បីអនុលោមតាមទៅតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម របាយការណ៍ហិរញ្ញវត្ថុត្រូវបង្ហាញជាប្រាក់រៀលខ្មែរ (“KHR”)។ ទ្រព្យសកម្ម និងបំណុល នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុចន្លោះពេលនីមួយៗ និងទុនបម្រុង ត្រូវបានប្តូរតាមអត្រាចុងគ្រានាកាលបរិច្ឆេទនៃការរាយការណ៍។ ដើមទុន និងបុព្វលាភភាគហ៊ុន របស់ភាគទុនិកត្រូវបានប្តូរតាមអត្រានាកាលបរិច្ឆេទនៃប្រតិបត្តិការ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរសាច់ប្រាក់ចន្លោះពេល ត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើប្រាស់អត្រាមធ្យម ដែលអាចអនុវត្តបានសម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែ និង ៩ខែ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណទាំងអស់ ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

សម្ព័ន្ធធនាគារ និងធនាគារ ប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការដែលចេញផ្សាយដោយ ធនាគារជាតិ នៃកម្ពុជាដូចខាងក្រោម៖

		អត្រាចុងគ្រា	អត្រាមធ្យម (៩ខែ)	អត្រាមធ្យម (៣ខែ)
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	១ ដុល្លារអាមេរិក =	៤.០៦១រៀល	៤.០៨០រៀល	៤.០៨៨រៀល
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	១ ដុល្លារអាមេរិក =	៤.១២២រៀល	៤.១០៧រៀល	៤.១៣២រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១ ដុល្លារអាមេរិក =	៤.០៨៥រៀល		

៦. ព័ត៌មានតាមផ្នែក

ប្រតិបត្តិការចម្បងរបស់សម្ព័ន្ធធនាគារ គឺក្នុងវិស័យហិរញ្ញវត្ថុ ដែលបានកំណត់ដោយរបាយការណ៍តាមផ្នែករបស់សម្ព័ន្ធធនាគារ។

(ក) អាជីវកម្មតាមផ្នែក

ប្រតិបត្តិការអាជីវកម្មរបស់សម្ព័ន្ធធនាគារ គឺគ្រប់គ្រងដាច់ដោយឡែក តាមលក្ខណៈនៃសេវាដែលបានផ្តល់ (ផ្នែកដំបូង) និងតាមទីផ្សាររ៉ាប់រងផ្សេងគ្នា (ផ្នែកទី២) ដែលផ្នែកនីមួយៗ គឺតំណាងឱ្យយុទ្ធសាស្ត្រអាជីវកម្ម។ ផ្នែកអាជីវកម្មរបស់សម្ព័ន្ធធនាគារមានដូចខាងក្រោម៖

- **កម្ចី៖** ផ្តល់ប្រាក់កម្ចីទៅឯកត្តជន ក្រុម និងនីតិបុគ្គល ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ។ ផលិតផលត្រូវផ្តល់ជូនទៅតាមគោលបំណង លក្ខណៈ និងទំហំ ដូចជា កម្ចីជាក្រុម កម្ចីធុនតូច កម្ចីមធ្យម កម្ចីទិញផ្ទះ កម្ចីទិញឡាន កម្ចីទិញម៉ូតូ ឥណទានវិបារូប័ន កម្ចីសម្រាប់ទុនបង្វិល ភតិសន្យាហិរញ្ញវត្ថុ កម្ចីហិរញ្ញប្បទានពាណិជ្ជកម្ម។ ល។
- **សេវាហិរញ្ញវត្ថុផ្សេងៗ៖** ផ្តល់សេវាផ្សេងៗដូចជាប្រតិបត្តិការប្តូរប្រាក់ ការផ្តល់កាតឥណទាន និងឥណពន្ធ និងការទទួលសេវាកម្មការផ្ទេរប្រាក់ (នៅក្នុងប្រទេស និងក្រៅប្រទេស) និង សេវាចាត់ចែងសាច់ប្រាក់ ដូចជា ប្រាក់បៀវត្ស និងប្រមូលសាច់ប្រាក់ ទូទាត់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងបញ្ជាអចិន្ត្រៃយ៍។ សេវាទាំងនេះ គឺកំពុងធ្វើទំនើបកម្មប្រើប្រាស់តាមប្រព័ន្ធធនាគារឌីជីថលតាមរយៈកម្មវិធីទូរស័ព្ទក្នុងទូរស័ព្ទដៃ ការប្រើប្រាស់សេវាធនាគារ អេស៊ីលីដា អ៊ីនធើណែត និង អ៊ីឌុមមើស ក៏ដូចជាកម្មវិធីឌីជីថលផ្សេងៗទៀត។

ផ្នែកទាំងនេះ គឺជាមូលដ្ឋានដែលសម្ព័ន្ធធនាគាររាយការណ៍ជាព័ត៌មាននៃផ្នែកដំបូងរបស់ខ្លួន។ ប្រតិបត្តិការរវាងផ្នែកនីមួយៗកើតឡើងតាមការប៉ាន់ស្មានអត្រាទីផ្សារលើមូលដ្ឋានជំហោងដៃ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៦. ព័ត៌មានតាមផ្នែក (ត)

(ក) អាជីវកម្មតាមផ្នែក (ត)

ចំណូល និងចំណាយតាមផ្នែក គឺបែងចែកដោយផ្ទាល់ទៅផ្នែកដំបូងនៃអាជីវកម្ម និងទាក់ទងនឹងផ្នែកខ្លះនៃ ចំណូល និងចំណាយរបស់សម្ព័ន្ធធនាគារ ដែលអាចចែកទៅតាមផ្នែកនៃអាជីវកម្ម ដែលឆ្លុះបញ្ចាំងពីចំណូល និងចំណាយនៃផ្នែកអាជីវកម្មនោះ។

សម្រាប់ផ្នែកទី២ ចំណូល និងចំណាយ នឹងបែងចែកទៅតាមតំបន់ភូមិសាស្ត្រ ដោយផ្អែកលើទីតាំងនៃធនធានដែលបង្កើតប្រាក់ចំណូល និងតំបន់ភូមិសាស្ត្រដែលចំណាយកើតឡើង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៦. ព័ត៌មានតាមផ្នែក (ត)

(ខ) ការវិភាគព័ត៌មានផ្នែកដំបូង

ព័ត៌មានផ្នែកដំបូង តាមផ្នែកអាជីវកម្មលើមូលដ្ឋានរួម មានដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់						សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់					
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤						ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣					
	កម្ចី		សេវាហិរញ្ញវត្ថុផ្សេងៗ		សរុប		កម្ចី		សេវាហិរញ្ញវត្ថុផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូល												
ចំណូលការប្រាក់	៥៩៤.៣២៣.៣៣០	២.៤២៤.៨៣៩.១៨៦	-	-	៥៩៤.៣២៣.៣៣០	២.៤២៤.៨៣៩.១៨៦	៥៦១.១៧៤.៤៧៨	២.៣០៤.៧៦០.០០៩	-	-	៥៦១.១៧៤.៤៧៨	២.៣០៤.៧៦០.០០៩
ចំណាយការប្រាក់	(២៦០.៤៥០.៥០៣)	(១.០៦២.៦៣៤.០៥២)	-	-	(២៦០.៤៥០.៥០៣)	(១.០៦២.៦៣៤.០៥២)	(២៤១.៩៣០.៩៤៩)	(៩៩៣.៦១០.៤០៤)	-	-	(២៤១.៩៣០.៩៤៩)	(៩៩៣.៦១០.៤០៤)
ចំណូលការប្រាក់សុទ្ធ	៣៣៣.៨៧២.៨២៧	១.៣៦២.២០៥.១៣៤	-	-	៣៣៣.៨៧២.៨២៧	១.៣៦២.២០៥.១៣៤	៣១៩.២៤៣.៥២៩	១.៣១១.១៤៩.៦០៥	-	-	៣១៩.២៤៣.៥២៩	១.៣១១.១៤៩.៦០៥
ចំណូលមិនមែនការប្រាក់	-	-	៤៩.០៤៣.៨៤៥	២០០.០៩៤.៨៨៧	៤៩.០៤៣.៨៤៥	២០០.០៩៤.៨៨៧	-	-	៥៤.៦១៧.៣០០	២២៤.៣១៣.២៥១	៥៤.៦១៧.៣០០	២២៤.៣១៣.២៥១
សរុបចំណូលសុទ្ធ	៣៣៣.៨៧២.៨២៧	១.៣៦២.២០៥.១៣៤	៤៩.០៤៣.៨៤៥	២០០.០៩៤.៨៨៧	៣៨២.៩១៦.៦៧២	១.៥៦២.៣០០.០២១	៣១៩.២៤៣.៥២៩	១.៣១១.១៤៩.៦០៥	៥៤.៦១៧.៣០០	២២៤.៣១៣.២៥១	៣៧៣.៨៦០.៨២៩	១.៥៣៥.៤៦២.៨៥២
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់						សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់					
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤						ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣					
	កម្ចី		សេវាហិរញ្ញវត្ថុផ្សេងៗ		សរុប		កម្ចី		សេវាហិរញ្ញវត្ថុផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូល												
ចំណូលការប្រាក់	១៩៩.៤៥១.៩៤០	៨១៥.៣៥៩.៦៩៤	-	-	១៩៩.៤៥១.៩៤០	៨១៥.៣៥៩.៦៩៤	១៨៩.២១៤.៣៦៩	៧៤១.៨៣៣.៧៧៣	-	-	១៨៩.២១៤.៣៦៩	៧៤១.៨៣៣.៧៧៣
ចំណាយការប្រាក់	(៨៧.០៧២.៣៦៧)	(៣៥៥.៩៥១.៨៣៦)	-	-	(៨៧.០៧២.៣៦៧)	(៣៥៥.៩៥១.៨៣៦)	(៨៣.៥០៥.៣៦៦)	(៣៤៥.០៤៤.១៧២)	-	-	(៨៣.៥០៥.៣៦៦)	(៣៤៥.០៤៤.១៧២)
ចំណូលការប្រាក់សុទ្ធ	១១២.៣៧៩.៥៧៣	៤៥៩.៤០៧.៨៥៨	-	-	១១២.៣៧៩.៥៧៣	៤៥៩.៤០៧.៨៥៨	១០៥.៧០៩.០០៣	៤៣៦.៧៨៩.៦០៧	-	-	១០៥.៧០៩.០០៣	៤៣៦.៧៨៩.៦០៧
ចំណូលមិនមែនការប្រាក់	-	-	១៧.៦៨៦.៦២៥	៧២.៣០២.៩២៣	១៧.៦៨៦.៦២៥	៧២.៣០២.៩២៣	-	-	១៨.៣៨១.៥៣០	៧៥.៩៥២.៤៨២	១៨.៣៨១.៥៣០	៧៥.៩៥២.៤៨២
សរុបចំណូលសុទ្ធ	១១២.៣៧៩.៥៧៣	៤៥៩.៤០៧.៨៥៨	១៧.៦៨៦.៦២៥	៧២.៣០២.៩២៣	១៣០.០៦៦.២៣៨	៥៣១.៧១០.៧៨១	១០៥.៧០៩.០០៣	៤៣៦.៧៨៩.៦០៧	១៨.៣៨១.៥៣០	៧៥.៩៥២.៤៨២	១២៤.០៩០.៥៣៣	៥១២.៧៤២.០៨៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៦. ព័ត៌មានតាមផ្នែក (ត)

(គ) ការវិភាគព័ត៌មានផ្នែកទី២

ព័ត៌មានផ្នែកទី២ (តាមភូមិសាស្ត្រ) មានដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៥ខែ ដែលបានបញ្ចប់								សម្រាប់ដំណាច់ការិយបរិច្ឆេទ ៥ខែ ដែលបានបញ្ចប់							
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤								ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣							
	ព្រះរាជាណាចក្រកម្ពុជា		សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ		សាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា		សរុប		ព្រះរាជាណាចក្រកម្ពុជា		សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ		សាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា		សរុប	
			ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)			ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណេញ ប្រទាន																
ចំណូលសរុប	៦១៩.១៩៤.០៩១	២.៥២៦.៣១១.៨៩១	២០.៣៧៤.០៤៩	៨៣.១២៦.១២០	៤.៩៩៧.១៧០	២០.៣៨៤.៤៥៤	៦៤៤.៥៦៥.៣១០	២.៦២៩.៨២៦.៤៦៥	៥៩២.៩៥៤.១០៦	២.៤៣៥.២៦២.៥១៣	១៩.៩២៦.៦២២	៨១.៨៣៤.៦៣៧	៤.៧២៦.៤៦៧	១៩.៤១១.៦០៣	៦១៧.៦០៧.១៩៥	២.៥៣៦.៥១២.៧៥៣
ចំណាយសរុប	(៥៥២.៣១៤.៤៥៧)	(២.២៥៣.៤៤២.៩៨៥)	(១៥.៩៨៨.២៦៥)	(៦៥.២៣២.១២១)	(២.៥៧៥.៣៩៨)	(១០.៥០៧.៦២៥)	(៥៧០.៨៧៨.១២០)	៣.៣២៩.១៨២.៧៣១	(៤៨៨.២០៧.២១០)	(២.០០៥.០៦៧.០១១)	(១៣.៨៨៤.៣៤៣)	(៥៧.០២២.៩៩៧)	(៤.០១៣.៣៤៤)	(១៦.៤៨២.៨០៦)	(៥០៦.១០៤.៨៩៧)	(២.០៧៨.៥៧២.៨១៤)
ចំណេញសុទ្ធ	៦៦.៨៧៩.៦៣៤	២៧២.៨៦៨.៩០៦	៤.៣៨៥.៧៨៤	១៧.៨៩៣.៩៩៩	២.៤២១.៧៧២	៩.៨៧៦.៨២៩	៧៣.៦៨៧.១៩០	៣០០.៦៤៨.៧៣៤	១០៤.៧៤៦.៨៩៦	៤៣០.១៩៥.៥០២	៦.០៤២.២៧៩	២៤.៨១២.៦៤០	៧១៣.១២៣	២.៩២៨.៧៩៧	១១១.៥០២.២៩៨	៤៥៧.៩៣៩.៩៣៩
ព័ត៌មានតាមផ្នែកផ្សេងៗ																
រំលស់ទ្រព្យប្លឺ និងអូប៊ី	៣០.៥៦១.១០៦	១២៤.៦៨៩.៣១២	១.០៣៤.២៣៨	៤.២៣៦.០១១	១៤៣.៧២៩	៥៨៦.៤១៤	៣១.៧៤៣.០៧៣	១២៩.៥១១.៧៣៧	២៧.៦២៤.៨៧៨	១១៣.៤៧១.៨០២	៨៣០.៧៩៧	៣.៤១២.០៨៣	១៥៥.៦៦៩	៦៣៩.៣៣៣	២៨.៦១៥.៣៤៤	១១៧.៥២៣.២១៨

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់								សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់							
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤								ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣							
	ព្រះរាជាណាចក្រកម្ពុជា		សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ		សាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា		សរុប		ព្រះរាជាណាចក្រកម្ពុជា		សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ		សាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា		សរុប	
			ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)			ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណេញ ប្រទាន																
ចំណូលសរុប	២០៩.០០៣.៨៨៤	៨៥៤.៤០៧.៨៧៨	៧.០៧៧.១០៧	២៨.៩៣១.២១៣	១.៥១៥.៩៤៦	៦.១៩៧.១៨៧	២១៧.៥៩៦.៩៣៧	៨៨៩.៥៣៦.២៧៨	២០០.០៩៥.០៤០	៨២៦.៧៩២.៧០៥	៦.៥៤៦.៩៣៩	២៧.០៩១.៩៥២	១.២៩៦.៧៦៧	៥.៣៥៤.២៤១	២០៧.៩៣៨.៧៤៦	៨៥៩.២០២.៨៩៨
ចំណាយសរុប	(១៩២.៧១៦.៦១៧)	(៧៨៧.៨២៥.៥៣០)	(៥.៤៤៩.៣៣២)	(២២.២៧៦.៨៦៩)	(៤១៦.៨៨៧)	(៣.៣៣៩.៤៣៤)	(១៩៨.៩៨២.៨៣៦)	(៨១៣.៤៤១.៣៣៣)	(១៦២.៨១៩.២៩១)	(៦៧២.៧៦៩.៣១០)	(៤.៥៣៤.៤៨៩)	(១៨.៧៣៦.៥០៩)	(៧១១.១៥៤)	(២.៨៩៧.១៨៥)	(១៦៨.០៥៤.៩៣៤)	(៦៩៤.៤០៣.០០៤)
ចំណេញសុទ្ធ	១៦.២៨៧.២៦៧	៦៦.៥៨២.៣៤៨	១.៦២៧.៧៧៥	៦.៦៥៤.៣៤៤	១.០៩៩.០៥៩	២.៨៥៦.៦២៣	១៨.៦១៤.១០១	៧០.០៩៤.៩៤៥	៣៧.២៧៥.៧៤៩	១៦៣.០២៣.៤១៤	២.០១២.៤៥០	៩.៣៥៥.៤៤៣	៥៨៥.៦១៣	២.៤៥៦.០៥៦	៣៩.៨៨៣.៨១២	១៦៤.៧៩៩.៨៩៤
ព័ត៌មានតាមផ្នែកផ្សេងៗ																
រំលស់ទ្រព្យប្លឺ និងអូប៊ី	១១.១២៩.៧៨១	៤៥.៤៩៨.៥៤៥	៣៦៩.២៧៤	១.៥០៩.៥៥២	៤៧.៦១០	១៩៤.៦៣០	១១.៥៤៦.៦៦៥	៤៧.២០២.៧៦៧	៩.៥៩៦.៩១១	៣៩.៦៥៤.៧៦៧	២៦៤.០៥៣	១.០៩១.០៦៧	៥០.៧៨៥	២០៩.៨៤៤	៩.៩១១.៨២៩	៤០.៥៥៥.៦៧៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៦. ព័ត៌មានតាមផ្នែក (ត)

(គ) ការវិភាគព័ត៌មានផ្នែកទី២ (ត)

ព័ត៌មានផ្នែកទី២ (តាមភូមិសាស្ត្រ) មានដូចខាងក្រោម៖

ថ្ងៃទី៣០ខែ កញ្ញា ឆ្នាំ២០២៤								ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣							
ព្រះរាជាណាចក្រកម្ពុជា		សាធារណរដ្ឋប្រជាធិបតេយ្យ		សាធារណរដ្ឋសហភាព		សរុប		ព្រះរាជាណាចក្រកម្ពុជា		សាធារណរដ្ឋប្រជាធិបតេយ្យ		សាធារណរដ្ឋសហភាព		សរុប	
ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)
ស្ថានភាពហិរញ្ញវត្ថុ															
ទ្រព្យសកម្មសរុប	១០.៤៣២.៦៩០.២៧៦	៤២.៣៦៧.១៥៥.២១១	១៩.៣០២២.៣៦៧	៧៨.៣៤៦.៣៤៣	២២.៦៥១.២៨២	៩១.៩៨៦.៨៥៦	១០.៦៤៨.៣៦៣.៩២៥	៤៣.២៤៣.០០៥.៨៩៩	៩.៦៤០.០៩១.៤៩៤	៣៩.៣៧៩.៧៧៣.៧៥៣	១៤១.៧៤៤.៩៦៥	៧៤២.៤២៤.១៨២	១៩.៩៧២.១៧៧	៨១.៥៨៦.៣៤៣	៩៨៤១.៤០៨.៦៣៦
បំណុលសរុប	៤៩២២.០៤១.៦៤៣	៣៦.៣៩៥.០១៣.៥៥២	១៥៥.០០២.៥៤០	២២៩.៤៦៥.៣១៥	៤.៥១១.៤០៣	១៨.៣២០.៤០៩	៩.១២១.៥៩៥.៥៨៦	៣៧.០៤២.៧៩៩.៦៧៦	៨.២១៩.១១២.១៨២	៣៣.៥៧៥.០៧៣.២៦៣	១៤៥.៤៤៣.១០១	៥៩៤.១៣៥.០៦៤	៤.២៥៤.០៧០	១៧.៣៧៧.៤៧៧	៨.៣៦៤.៤០៩.៣៥៣

(ឃ) ការផ្ទៀងផ្ទាត់

ការបង្ហាញខាងក្រោមជាការផ្ទៀងផ្ទាត់ព័ត៌មានតាមផ្នែករបស់សម្ព័ន្ធធនាគារ ទៅនឹងព័ត៌មានហិរញ្ញវត្ថុសំខាន់ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូល				
ចំណូលសរុបតាមផ្នែក	៦៤៤.៥៦៥.៣១០	៦១៧.៦០៧.១៩៥	២.៦២៩.៨២៦.៤៦៥	២.៥៣៦.៥១២.៧៥៣
លុបចោលនូវចំណូលផ្នែកខាងក្នុង	(១.១៩៤.១៣៥)	(១.៤១១.៤១៧)	(៤.៨៨៤.៣៩២)	(៧.៤៣៩.៤៩៣)
ចំណូលសុទ្ធរបស់សម្ព័ន្ធធនាគារនៅក្នុងចំណេញ ឬខាត	៦៤៣.៣៧១.១៧៥	៦១៦.១៩៥.៧៧៨	២.៦២៤.៩៤២.០៧៣	២.៥២៩.០៧៣.២៦០
ចំណេញ ឬខាត				
ចំណេញសរុបតាមផ្នែក	៧៣.៦៨៧.១៩០	១១១.៥០២.២៩៨	៣០០.៦៤៣.៧៣៤	៤៥៧.៩៣៩.៩៣៩
លុបចោលនូវចំណេញផ្នែកខាងក្នុង	(៤៦.២៧៥)	(៤៨.៩៨៥)	(១៨៨.៨០១)	(២០១.១៨៤)
ចំណេញសុទ្ធរបស់សម្ព័ន្ធធនាគារនៅក្នុងចំណេញ ឬខាត	៧៣.៦៤០.៩១៥	១១១.៤៥៣.៣១៣	៣០០.៤៥៤.៩៣៣	៤៥៧.៧៣៨.៧៥៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៦. ព័ត៌មានតាមផ្នែក (ត)

(ឃ) ការផ្ទៀងផ្ទាត់ (ត)

ការបង្ហាញខាងក្រោមជាការផ្ទៀងផ្ទាត់ព័ត៌មានតាមផ្នែករបស់សម្ព័ន្ធធនាគារ ទៅនឹងព័ត៌មានហិរញ្ញវត្ថុសំខាន់ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមចន្លោះពេល។

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់				
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណូល				
ចំណូលសរុបតាមផ្នែក	២១៧.៥៩៦.៩៣៧	២០៧.៩៣៨.៧៤៦	៨៨៩.៥៣៦.២៧៨	៨៥៩.២០២.៨៩៨
លុបចោលនូវចំណូលផ្នែកខាងក្នុង	(៤៥៨.៣៣២)	(៣៤២.៨៤៧)	(១.៨៧៣.៦៦១)	(១.៤១៦.៦៤៣)
ចំណូលសុទ្ធរបស់សម្ព័ន្ធធនាគារនៅក្នុងចំណេញ ឬខាត	២១៧.១៣៨.៦០៥	២០៧.៥៩៥.៨៩៩	៨៨៧.៦៦២.៦១៧	៨៥៧.៧៨៦.២៥៥
ចំណេញ ឬខាត				
ចំណេញសរុបតាមផ្នែក	១៨.៦១៤.១០១	៣៩.៨៨៣.៨០៨	៧៦.០៩៤.៤៤៥	១៦៤.៧៩៩.៨៩៥
លុបចោលនូវចំណេញផ្នែកខាងក្នុង	(២៤.៥១៤)	(១៩.៨១៩)	(១០០.២១៣)	(៨១.៨៩២)
ចំណេញសុទ្ធរបស់សម្ព័ន្ធធនាគារនៅក្នុងចំណេញ ឬខាត	១៨.៥៨៩.៥៨៧	៣៩.៨៦៤.៩៨៩	៧៥.៩៩៤.២៣២	១៦៤.៧១៨.០០៣
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម				
ទ្រព្យសកម្មសរុបតាមផ្នែក	១០.៦៤៨.៣៦៣.៩២៥	៩.៨៤១.៨០៨.៦៣៦	៤៣.២៤៣.០០៥.៨៩៩	៤០.២០៣.៧៨៨.២៧៨
លុបចោលនូវទ្រព្យសកម្មផ្នែកខាងក្នុង	(៩៦.៣០៣.៤៧០)	(៩៧.៧៦៨.១៥០)	(៣៩១.០៨៨.៣៩២)	(៣៩៩.៣៨២.៨៩២)
ទ្រព្យសកម្មសរុប	១០.៥៥២.០៦០.៤៥៥	៩.៧៤៤.០៤០.៤៨៦	៤២.៨៥១.៩១៧.៥០៧	៣៩.៨០៤.៤០៥.៣៨៦
បំណុល				
បំណុលសរុបតាមផ្នែក	៩.១២១.៥៩៥.៥៨៦	៨.៣៦៨.៨០៩.៣៥៣	៣៧.០៤២.៧៩៩.៦៧៦	៣៤.១៨៦.៥៨៦.២០៨
លុបចោលនូវបំណុលផ្នែកខាងក្នុង	(៥.២៧៨.៧០៧)	(៦.៧៨៩.៦៦៩)	(២១.៤៣៦.៨៣១)	(២៧.៧៣៥.៧៩៨)
បំណុលសរុប	៩.១១៦.៣១៦.៨៧៩	៨.៣៦២.០១៩.៦៨៤	៣៥.៦០៥.៩៦៨.៨៤៥	៣២.៤៥០.៨៥០.៤១០

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៦. ព័ត៌មានតាមផ្នែក (ត)

(ឃ) ការផ្ទៀងផ្ទាត់ (ត)

ការបង្ហាញខាងក្រោមជាការផ្ទៀងផ្ទាត់ព័ត៌មានតាមផ្នែករបស់សម្ព័ន្ធធនាគារ ទៅនឹងព័ត៌មានហិរញ្ញវត្ថុសំខាន់ដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។

ព័ត៌មានតាមផ្នែកផ្សេងៗ

សរុបរំលស់ទ្រព្យប្រើ និងអរូបីតាមផ្នែក

លុបចោលនូវរំលស់ទ្រព្យប្រើ និងអរូបីផ្នែកខាងក្នុង

សរុបរំលស់ទ្រព្យប្រើ និងអរូបី

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់			
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
៣១.៧៤៣.០៧៣	២៨.៦១៥.៣៤៤	១២៩.៥១១.៧៣៨	១១៧.៥២៣.២១៨
(៨.៣១៩)	(១៣.៧៧៩)	(៣៣.៩៤២)	(៥៦.៥៩១)
៣១.៧៣៤.៧៥៤	២៨.៦០១.៥៦៥	១២៩.៤៧៧.៧៩៦	១១៧.៤៦៦.៦២៧

ព័ត៌មានតាមផ្នែកផ្សេងៗ

សរុបរំលស់ទ្រព្យប្រើ និងអរូបីតាមផ្នែក

លុបចោលនូវរំលស់ទ្រព្យប្រើ និងអរូបីផ្នែកខាងក្នុង

សរុបរំលស់ទ្រព្យប្រើ និងអរូបី

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់			
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
១១.៥៤៦.៦៦៥	៩.៩១១.៨២៩	៤៧.២០២.៧៦៧	៤០.៩៥៥.៦៧៧
(៣.៤៥០)	(៤.៦៤៤)	(១៩.៧៣៩)	(១៩.១៨៨)
១១.៥៤៣.២១៥	៩.៩០៧.១៨៥	៤៧.១៨៣.០២៨	៤០.៩៣៦.៤៨៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៧. សាច់ប្រាក់ក្នុងដៃ

របៀបវារៈ

តាមរូបិយប័ណ្ណ៖

ជាប្រាក់ដុល្លារអាមេរិក

ជាប្រាក់រៀលខ្មែរ

ជាប្រាក់បាត់ថៃ

ជាប្រាក់អឺរ៉ូ

ជាប្រាក់ប័ណ្ណផ្សេងៗ

សម្ព័ន្ធធនាគារ				ធនាគារ			
ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៣
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
៣៧៩.៣៤១.០៥៦	៣០៣.០៣៦.៥២០	១.៥៤០.៥០៤.០២៨	១.២៣៧.៩០៤.១៨៤	៣៧៧.៤៦៧.៧៤៨	៣០១.៥៨៧.៥២៥	១.៥៣២.៨៩៦.៥២៥	១.២៣១.៩៨៥.០៤០
១៧១.៨៧៧.៣៦៨	១៥១.៩១០.៨៩៤	៦៩៧.៩៩៣.៩៩១	៦២០.៥៥៦.០០២	១៧១.៨៥៧.៨០២	១៥១.៩០៤.៦៧២	៦៩៧.៩១៤.៥៣៤	៦២០.៥៣០.៥៨៥
៤១.៤១៧.២១០	៣២.២០៤.១៥០	១៦៨.១៩៥.២៩០	១៣១.៥៥៣.៩៥៣	៣៩.៧៤៣.៣៩០	៣០.៥៨៣.២០៦	១៦១.៣៩៧.៩០៧	១២៤.៩៣២.៣៩៧
១.៩០៩.៤៩៧	៥៧៦.៦៨១	៧.៧៥៤.៤៦៧	២.៣៥៥.៧៤២	១.៩០៨.៥២៨	៥៧២.៥២១	៧.៧៥០.៥៣២	២.៣៣៨.៧៤៨
៨.៦៦៨.៩១៧	៨.០៦៥.៣២៣	៣៥.២០៤.៤៧៣	៣២.៩៤៦.៨៤៤	២.២០៥.៧៦៦	១.៩៣៦.៣៩៣	៨.៩៥៧.៦១៥	៧.៩១០.១៦៥
៦០៣.២១៤.០៤៨	៤៩៥.៧៩៣.៥៦៨	២.៤៤៩.៦៥២.២៤៩	២.០២៥.៣១៦.៧២៥	៥៩៣.១៨៣.២៣៤	៤៨៦.៥៨៤.៣១៧	២.៤០៨.៩១៧.១១៣	១.៩៨៧.៦៩៦.៩៣៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៨. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
សមតុល្យជាមួយធនាគារភ្នំពេញស្រុក								
ធនាគារជាតិនៃកម្ពុជា	១.២២១.០៤៥.០៦៩	១.៣៨៩.៩៣១.៦៦៤	៤.៩៥៨.៦៦៤.០២៥	៥.៦៧៧.៨៧០.៨៤៧	១.២២១.០៤៥.០៦៩	១.៣៨៩.៩៣១.៦៦៤	៤.៩៥៨.៦៦៤.០២៥	៥.៦៧៧.៨៧០.៨៤៧
ធនាគារផ្សេងៗ	៨៤.៩៤០.៦៨០	២៤៨.៧២៦	៣៤៤.៩៤៤.១០១	១.០១៦.០៤៦	៨៤.៩៤០.៦៨០	២៤៨.៧២៦	៣៤៤.៩៤៤.១០១	១.០១៦.០៤៦
	១.៣០៥.៩៨៥.៧៤៩	១.៦៣៨.៦៥៨.៣៩០	៥.៣០៣.៦០៨.១២៦	៦.៦៩៣.៩១៦.៨៩៣	១.៣០៥.៩៨៥.៧៤៩	១.៦៣៨.៦៥៨.៣៩០	៥.៣០៣.៦០៨.១២៦	៦.៦៩៣.៩១៦.៨៩៣
សមតុល្យជាមួយធនាគារនៅក្រៅប្រទេស								
ធនាគារឡាវ	៣២.៤៣៩.៦៤៧	២៧.២៩៩.៣៥៥	១៣១.៧៣៧.៤០៦	១១១.៥១៧.៨៦៥	-	-	-	-
ធនាគារផ្សេងៗ	៤៧៤.៩៩៦.៣៤៧	៩២.១៧៩.៦២៧	១.៩២៨.៩៦០.១៦៥	៣៧៦.៥៥៣.៧៧៧	៤៧១.៦២១.៩០៤	៨៨.៧១៤.០៥៦	១.៩១៥.២៥៦.៥៥២	៣៦២.៣៩៦.៩១៩
	៥០៧.៤៣៥.៩៩៤	១១៩.៤៧៨.៩៨២	២.០៦០.៦៩៧.៥៧១	៤៨៨.០៧១.៦៤២	៤៧១.៦២១.៩០៤	៨៨.៧១៤.០៥៦	១.៩១៥.២៥៦.៥៥២	៣៦២.៣៩៦.៩១៩
សរុបសមតុល្យជាមួយធនាគារភ្នំពេញស្រុកនិងក្រៅស្រុក	១.៨១៣.៤២១.៧៤៣	១.៧៥៨.១៣៧.៣៧២	៧.៣៦៤.៣០៥.៦៩៧	៧.១៧១.៤៨៨.៥៣៥	១.៧៧៧.៦០៧.៦៥៣	១.៧២៧.៣៥២.៤៥២	៧.២១៨.៨៦៤.៦៧៨	៧.០៥៦.២៧៣.៨១២
សំវិធានធនលើឱនកាត់នៃតម្លៃខាតបង់	(២២២.៥៤៣)	(១១៦.១៩៤)	(៩០៣.៧៤៦)	(៤៧៤.៦៥៣)	(១៣០.៣៩៩)	(១២.៤២៥)	(៥២៩.៥៥០)	(៥០.៧៥៦)
	១.៥៩០.៨៧៩.២០០	១.៦៤១.៩៤៣.១៧៨	៦.៤៦០.៥៥៩.៩៥១	៦.៧០៦.៨៣៣.៨៨២	១.៦៤៧.២០៧.២៥៤	១.៧១៤.៩២៧.៤២៧	៦.៦៨៩.៣០៩.១២៨	៦.៥០៥.៥១៧.០៥៦
ប្រាក់បញ្ញើរយៈពេលខ្លី	១.៥៩០.៨៧៩.២០០	១.៦៤១.៩៤៣.១៧៨	៦.៤៦០.៥៥៩.៩៥១	៦.៧០៦.៨៣៣.៨៨២	១.៦៤៧.២០៧.២៥៤	១.៧១៤.៩២៧.៤២៧	៦.៦៨៩.៣០៩.១២៨	៦.៥០៥.៥១៧.០៥៦
ប្រាក់បញ្ញើរយៈពេលវែង	-	-	-	-	-	-	-	-
	១.៥៩០.៨៧៩.២០០	១.៦៤១.៩៤៣.១៧៨	៦.៤៦០.៥៥៩.៩៥១	៦.៧០៦.៨៣៣.៨៨២	១.៦៤៧.២០៧.២៥៤	១.៧១៤.៩២៧.៤២៧	៦.៦៨៩.៣០៩.១២៨	៦.៥០៥.៥១៧.០៥៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៨. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ (ត)

ក) តាមប្រភេទគណនី

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
សមតុល្យជាមួយធនាគារក្នុងស្រុក៖								
គណនីចរន្ត	១.២២១.១៥៣.០០៦	១.៣៩០.១៤០.៣៩០	៤.៩៥៩.១០២.៣៥៧	៥.៦៧៤.៨៤៦.៨៩៣	១.២២១.១៥៣.០០៦	១.៣៩០.១៤០.៣៩០	៤.៩៥៩.១០២.៣៥៧	៥.៦៧៤.៨៤៦.៨៩៣
ប្រាក់បញ្ញើមានកាលកំណត់	៨៤.៨៣២.៧៤៣	-	៣៤៤.៥០៥.៧៦៩	-	៨៤.៨៣២.៧៤៣	-	៣៤៤.៥០៥.៧៦៩	-
	<u>១.៣០៥.៩៨៥.៧៤៩</u>	<u>១.៣៩០.១៤០.៣៩០</u>	<u>៥.៣០៣.៦០៨.១២៦</u>	<u>៥.៦៧៤.៨៤៦.៨៩៣</u>	<u>១.៣០៥.៩៨៥.៧៤៩</u>	<u>១.៣៩០.១៤០.៣៩០</u>	<u>៥.៣០៣.៦០៨.១២៦</u>	<u>៥.៦៧៤.៨៤៦.៨៩៣</u>
សមតុល្យជាមួយធនាគារនៅក្រៅប្រទេស៖								
គណនីចរន្ត	៣៣៦.៧៧៣.៦១៧	១១៤.៤៧៤.១៦៣	១.៣៦៧.៦៣៧.៦៥៤	៤៨៣.៩៦៦.៩៥៦	៣០១.៤៦៧.១២១	៨៤.៧១៤.០៥៦	១.២២៤.២៥៧.៩៧៤	៣៦២.៣៩៦.៩១៩
ប្រាក់បញ្ញើមានកាលកំណត់	១៧០.៦៦២.៣៧៧	១.០០៤.៨១៩	៦៩៣.០៥៩.៩១៣	៤.១០៤.៦៤៦	១៧០.១៥៤.៧៨៣	-	៦៩០.៩៩៤.៥៧៤	-
	<u>៥០៧.៤៣៥.៩៩៤</u>	<u>១១៥.៤៧៨.៩៨២</u>	<u>២.០៦០.៦៩៧.៥៧១</u>	<u>៤៨៨.០៧១.៦០២</u>	<u>៤៧១.៦២១.៩០៤</u>	<u>៨៤.៧១៤.០៥៦</u>	<u>១.៩១៥.២៥២.៥៤៨</u>	<u>៣៦២.៣៩៦.៩១៩</u>
សមតុល្យជាមួយធនាគារនៅក្នុងនិងក្រៅប្រទេស								
សរុប	១.៨១៣.៤២១.៧៤៣	១.៥០៥.៦៥៩.៣៧២	៧.៣៦៤.៣០៥.៦៩៧	៦.១៦៦.៩៥៤.៥៣៥	១.៧៧៧.៦០៧.៦៥៣	១.៤៧៤.៨៥៤.៤៤៦	៧.២១៤.៨៦៤.៦៧៨	៦.០៤១.២៤៣.៨១២
សំវិធានធនលើឱនភាពនៃតម្លៃខាសង់	(២២២.៥៤៣)	(១១៦.១៩៤)	(៩០៣.៧៤៦)	(៤៧៤.៦៥៣)	(១៣០.៣៩៩)	(១២.៤២៥)	(៥២៩.៥៥០)	(៥០.៧៥៦)
	<u><u>១.៥៩០.៨៧៩.២០០</u></u>	<u><u>១.៣៨៩.៤៦៣.១៧៨</u></u>	<u><u>៦.៤៦០.៥៦២.៩៥១</u></u>	<u><u>៥.៦៩២.២៧៩.៨៨២</u></u>	<u><u>១.៦៤៧.២០៧.២៥៤</u></u>	<u><u>១.៤៦២.៤២៩.៤២១</u></u>	<u><u>៦.៦៨៥.៣៣៥.១២៨</u></u>	<u><u>៥.៩៩០.៤៨៣.០៥៦</u></u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៨. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ (ត)

ខ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣
គណនីចរន្ត	គ្មាន	គ្មាន	គ្មាន	គ្មាន
ប្រាក់បញ្ញើមានកាលកំណត់	០,៧៤% - ៥,៥០%	០,៧៤% - ៧,៥០%	៣,៣០% - ៥,៥០%	៤,៣៤% - ៦,៩៥%

គ) តាមឥណ្ឌូប្រតិទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
តាមតម្រូវការ	១.៥៥៧.៩២៦.៦២៣	១.៥០៨.៦០២.១៤៧	៦.៣២៦.៧៤០.០១៥	៦.១៦២.៦៣៩.៧៧២	១.៥២២.៦២០.១២៤	១.៤៧៨.៤៩៤.៤៤៦	៦.១៨៣.៣៦០.៣៤០	៦.០៤១.២៨៣.៤១២
មិនលើសពីមួយខែ	១៧០.១៥៤.៧៨៥	៥២.៤០៥	៦៩០.៩៩៨.៥៨២	២១៤.០៧៤	១៧០.១៥៤.៧៨៤	-	៦៩០.៩៩៨.៥៧៨	-
រវាងពីពីរខែទៅបីខែ	៨៥.៣៤០.៣៣៥	៥០២.៩១០	៣៤៦.៥៦៧.១០០	២.០៥៤.៣៨៧	៨៤.៨៣២.៧៤១	-	៣៤៤.៥០៥.៧៦០	-
រវាងពីបួនខែទៅប្រាំមួយខែ	-	៥០១.៩១០	-	២.០៥០.៣០២	-	-	-	-
	១.៨១៣.៤២១.៧៤៣	១.៥០៩.៦៥៩.៣៧២	៧.៣១៤.៣០៥.៦៩៧	៦.១៦៦.៩៥៨.៥៣៥	១.៧៧៧.៦០៧.៦៥៣	១.៤៧៨.៤៩៤.៤៤៦	៧.២១៤.៨៦៤.៦៧៨	៦.០៤១.២៨៣.៤១២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៩. ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ

កំណត់សម្គាល់	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
មូលបត្រភាគហ៊ុនដែលមិនបានចុះញី នៅតម្លៃសមស្របតាមរយៈលទ្ធផលលម្អិតផ្សេងៗ៖								
ក្រុមហ៊ុន Credit Bureau Holding (Cambodia) Ltd	១៥៣.៥២៩	១៥៣.៥២៩	៦២៣.៤៨១	៦២៧.១៦៦	១៥៣.៥២៩	១៥៣.៥២៩	៦២៣.៤៨១	៦២៧.១៦៦
SWIFT	៣៦.១៤១	៣៦.១៤១	១៤៦.៧៦៩	១៤៧.៦៣៦	៣៦.១៤១	៣៦.១៤១	១៤៦.៧៦៩	១៤៧.៦៣៦
សរុបវិនិយោគហិរញ្ញវត្ថុនៅតម្លៃ សមស្របតាមរយៈលទ្ធផលលម្អិតផ្សេងៗ	(ក) ១៨៩.៦៧០	១៨៩.៦៧០	៧៧០.២៥០	៧៧៤.៨០២	១៨៩.៦៧០	១៨៩.៦៧០	៧៧០.២៥០	៧៧៤.៨០២
ការវិនិយោគហិរញ្ញវត្ថុសរុបនៅក្នុងថ្លៃដើមបានរំលស់								
មូលបត្រអាចជួញដូរបាន ជាមួយធនាគារជាតិ នៃ កម្ពុជា	(ខ) ៤៣២.៩៨០.៨៧៧	២៨៤.៨៩០.០៨៩	១.៧៥៨.៣៣៥.៣៤១	១.១៦៣.៧៧៦.០១៤	៤៣២.៩៨០.៨៧៧	២៨៤.៨៩០.០៨៩	១.៧៥៨.៣៣៥.៣៤១	១.១៦៣.៧៧៦.០១៤
មូលបត្របំណុល	(គ) ១០១.៥៩១.៦៧៦	៧៣.០៩៣.៨៨៥	៤១២.៥៦៣.៧៩៦	២៩៨.៥៨៨.៥២០	១០១.៥៩១.៦៧៦	៧៣.០៩៣.៨៨៥	៤១២.៥៦៣.៧៩៦	២៩៨.៥៨៨.៥២០
សំវិធានធន ECL	៥៣៤.៥៧២.៥៥៣ (២០៥.៩៣៤)	៣៥៧.៩៨៣.៩៧៤ (៦២៩.២៦០)	២.១៧០.៨៩៩.១៣៧ (៨៣៦.៣១៤)	១.៤៦២.៣៦៤.៥៣៤ (២.៥៧០.៥២៧)	៥៣៤.៥៧២.៥៥៣ (២០៥.៩៣៤)	៣៥៧.៩៨៣.៩៧៤ (៦២៩.២៦០)	២.១៧០.៨៩៩.១៣៧ (៨៣៦.៣១៤)	១.៤៦២.៣៦៤.៥៣៤ (២.៥៧០.៥២៧)
សរុបការវិនិយោគហិរញ្ញវត្ថុនៅក្នុងថ្លៃដើមបានរំលស់	៥៣៤.៣៦៦.៦១៥	៣៥៧.៣៥៤.៧១៤	២.១៧០.០៦២.៨២៣	១.៤៥៩.៧៩៤.០០៧	៥៣៤.៣៦៦.៦១៥	៣៥៧.៣៥៤.៧១៤	២.១៧០.០៦២.៨២៣	១.៤៥៩.៧៩៤.០០៧
សរុបការវិនិយោគហិរញ្ញវត្ថុ	៥៣៤.៥៥៦.២៨៥	៣៥៧.៥៤៨.៣៨៤	២.១៧០.៨៣៣.០៧៣	១.៤៦០.៥៦៨.៨០៩	៥៣៤.៥៥៦.២៨៥	៣៥៧.៥៤៨.៣៨៤	២.១៧០.៨៣៣.០៧៣	១.៤៦០.៥៦៨.៨០៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៩. ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ការវិនិយោគហិរញ្ញវត្ថុឃុំរំពេលខ្លី	៤៩៣.៩៦៧.៦៩៦	៣០១.៦៩០.១៣៤	២.០០៦.០០២.៤១៤	១.២៣២.៤០៤.២១៤	៤៩៣.៩៦៧.៦៩៦	៣០១.៦៩០.១៣៤	២.០០៦.០០២.៤១៤	១.២៣២.៤០៤.២១៤
ការវិនិយោគហិរញ្ញវត្ថុឃុំរំពេលវែង	៤០.៦០៤.៤៥៧	៥៦.២៩៣.៤៣៦	១៦៤.៤៩៦.៣២៣	២២៩.៩៦០.៣២០	៤០.៦០៤.៤៥៧	៥៦.២៩៣.៤៣៦	១៦៤.៤៩៦.៣២៣	២២៩.៩៦០.៣២០
	៥៣៤.៥៧២.១៥៣	៣៥៧.៩៨៣.៥៧៤	២.១៧០.៤៩៩.១៣៧	១.៤៦២.៣៦៤.៥៣៤	៥៣៤.៥៧២.១៥៣	៣៥៧.៩៨៣.៥៧៤	២.១៧០.៤៩៩.១៣៧	១.៤៦២.៣៦៤.៥៣៤

ការវិភាគនៃឥណប្រតិទាននៃការវិនិយោគហិរញ្ញវត្ថុតាមថ្លៃដើមរំលស់

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
មិនលើសពី១ខែ	៤៣៧.៥៧១.៧៤៤	២៨៤.៤៤៣.០៩២	១.៧៧៦.៩៧៩.០១៥	១.១៧៤.២៩០.០៣០	៤៣៧.៥៧១.៧៤៤	២៨៤.៤៤៣.០៩២	១.៧៧៦.៩៧៩.០១៥	១.១៧៤.២៩០.០៣០
រវាងពី២ខែទៅ៣ខែ	៤៦២.៥៣៤	៣.៤១៤.២៦៥	១.៤៧៤.៣៦៧	១៣.៩៤៧.២៧៣	៤៦២.៥៣៤	៣.៤១៤.២៦៥	១.៤៧៤.៣៦៧	១៣.៩៤៧.២៧៣
រវាងពី៤ខែទៅ៦ខែ	៥១.០៣៦.៥០៦	៧១.៣១៦	២០៧.២៥៩.២៥១	២៩១.៣២៦	៥១.០៣៦.៥០៦	៧១.៣១៦	២០៧.២៥៩.២៥១	២៩១.៣២៦
រវាងពី៧ខែទៅ១២ខែ	៤.៤៩៦.៨៦៨	៩.៧៦១.៤៦៥	១៩.៨៤៦.១៤១	៣៩.៨៧៥.៥៥៥	៤.៤៩៦.៨៦៨	៩.៧៦១.៤៦៥	១៩.៨៤៦.១៤១	៣៩.៨៧៥.៥៥៥
លើសពី ១២ខែ	៤០.៦០៤.៤៥៧	៥៦.២៩៣.៤៣៦	១៦៤.៤៩៦.៣២៣	២២៩.៩៦០.៣២០	៤០.៦០៤.៤៥៧	៥៦.២៩៣.៤៣៦	១៦៤.៤៩៦.៣២៣	២២៩.៩៦០.៣២០
	៥៣៤.៥៧២.១៥៣	៣៥៧.៩៨៣.៥៧៤	២.១៧០.៤៩៩.១៣៧	១.៤៦២.៣៦៤.៥៣៤	៥៣៤.៥៧២.១៥៣	៣៥៧.៩៨៣.៥៧៤	២.១៧០.៤៩៩.១៣៧	១.៤៦២.៣៦៤.៥៣៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៩. ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ (ត)

(ក) តំណាងឱ្យការវិនិយោគតាមមូលធនរបស់ធនាគារនៅក្នុងក្រុមហ៊ុន Credit Bureau Holding (Cambodia) Ltd. (“CBC”). កាន់កាប់ដោយផ្ទាល់ចំនួន ៥% និងកាន់កាប់ដោយប្រយោល ១% តាមរយៈសមាគមធនាគារក្នុងប្រទេសកម្ពុជា។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ទឹកប្រាក់វិនិយោគរបស់ធនាគារនៅក្នុងក្រុមហ៊ុន Credit Bureau Holding (Cambodia) Ltd. មានចំនួន ១៥៣.៥២៩ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ១៥៣.៥២៩ ដុល្លារអាមេរិក) និងនៅក្នុងក្រុមហ៊ុន Society for Worldwide Interbank Financial Telecommunications (“SWIFT”) មានចំនួន ៣៦.១៤១ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ៣៦.១៤១ ដុល្លារអាមេរិក) ដោយអ្នកគ្រប់គ្រងជឿជាក់ថាថ្លៃដើមនៃការវិនិយោគទាំងនេះ គឺមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប។ ចំណូលភាគលាភទទួលបានពី CBC ក្នុងអំឡុងដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ មានចំនួន ១.១៨៧.៥២៤.៨០០ រៀល (សមមូលនឹង ២៨៩.៧៧៣ ដុល្លារអាមេរិក) (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ១.៦៦២.៥៣៤.៧២០ រៀល (សមមូលនឹង ៤០៧.៦២៩ ដុល្លារអាមេរិក)) ។

(ខ) គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ធនាគារមិនមានដាក់មូលបត្រអាចជួញដូរបាន (“NCD”) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ៣.០៣៤.៦៩៩ ដុល្លារអាមេរិក) ជាមួយធនាគារជាតិ នៃ កម្ពុជា ជាទ្រព្យបញ្ចាំសម្រាប់ទូទាត់ទេ។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ មូលបត្រអាចជួញដូរបានផ្សេងទៀតមានទឹកប្រាក់ ចំនួន៤៣២.៩៨០.៨៧៧ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ២៨១.៨៥១.៣៩០ ដុល្លារអាមេរិក) ជាមួយធនាគារជាតិ នៃ កម្ពុជា ក្នុងគោលបំណងរកចំណូលការប្រាក់។ មូលបត្រអាចជួញដូរបានមានរយៈពេលមិនលើសដប់ពីរខែ។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ធនាគារមិនទាន់បានប្រើឥណទានវិបារូបន៍លើការទូទាត់ឧបករណ៍ផាត់ទាត់នេះនៅឡើយទេ។

(គ) នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ធនាគារបានវិនិយោគលើមូលបត្របំណុលសាជីវកម្មដែលមានតម្លៃចារឹកស្មើនឹង ៣០.០០០.០០០ ដុល្លារអាមេរិក ដែលបានធានាដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាជាតាគីទីបី។ មូលបត្របំណុលទទួលបានការប្រាក់ ក្នុងអត្រា ៥,៥% ក្នុងមួយឆ្នាំ និងមានកាលកំណត់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ តម្លៃយោងនៃការវិនិយោគមានចំនួន ៣១.១៩៣.៤២៤ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ៣១.៦០៤.៧៩៤ ដុល្លារអាមេរិក)។

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ថ្លៃដើមបានរំលស់ទៅលើការវិនិយោគនៃមូលបត្រដូចមានទឹកប្រាក់ចំនួន ២៨៥.៨៨៧.២៩៧.៩២១ រៀល (សមមូលនឹង ៧០.៣៩៨.២៥១ ដុល្លារអាមេរិក) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានទឹកប្រាក់ចំនួន ១៦៩.៤៨២.៩៣៣.៥៥៤ រៀល (សមមូលនឹង ៤១.៤៨៩.០៩០ ដុល្លារអាមេរិក) និងតម្លៃចារឹករបស់វាគឺមានទឹកប្រាក់ចំនួន ២៨៨.០០០.០០០.០០០ រៀល (សមមូលនឹង ៧០.៩១៨.៤៩៣ ដុល្លារអាមេរិក) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានទឹកប្រាក់ចំនួន ១៦៨.០០០.០០០.០០០ រៀល (សមមូលនឹង ៤១.១២៦.០៦៨ ដុល្លារអាមេរិក)។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ធនាគារបានដាក់មូលបត្រដូចមានទឹកប្រាក់ចំនួន ១២៥.៣០០.០០០.០០០ រៀល (សមមូលនឹង ៣០.៨៥៤.៤៦៩ ដុល្លារអាមេរិក) (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានទឹកប្រាក់ចំនួន ៧០.៣៤៨.០០០.០០០ រៀល (សមមូលនឹង ១៧.២២១.០៥៣ ដុល្លារអាមេរិក)) ជាមួយធនាគារជាតិ នៃ កម្ពុជា ជាទ្រព្យបញ្ចាំសម្រាប់ទូទាត់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៩. ការវិនិយោគហិរញ្ញវត្ថុ-សុទ្ធ (ត)

ធនាគារបានទិញមូលហ្សក្រដាសពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដូចត្រឹមមានខាងក្រោម៖

ល្ម	កាលបរិច្ឆេទ	បរិមាណ (សន្លឹក)	ការប្រាក់ក្នុងមួយឆ្នាំ	ការប្រាក់ក្នុងឥណ្ឌូប្រតិទាន	ចំនួនឆ្នាំកាន់កាប់ (ឆ្នាំ)	កាលបរិច្ឆេទឥណ្ឌូប្រតិទាន	តម្លៃចារឹក (រៀល) ក្នុងមួយសន្លឹក	ទំហំទឹកប្រាក់បោធប្រកប	
								ពាន់រៀល	ដុល្លារអាមេរិក
១	២៤/០២/២០២៣	៦០.០០០	៤,០០%	៤,១០%	២	២៤/០២/២០២៥	១.០០០.០០០	៦០.០០០.០០០	១៤.៧៧៤.៦៨៦
២	១៤/០៤/២០២៣	២០.០០០	៤,០០%	៤,៣០%	២	១៤/០៤/២០២៥	១.០០០.០០០	២០.០០០.០០០	៤.៩២៤.៨៩៥
៣	២២/០៩/២០២៣	៤០.០០០	៤,៥០%	៥,២០%	៣	២២/០៩/២០២៦	១.០០០.០០០	៤០.០០០.០០០	១.៩៦៩.៩៥៨
៤	២០/១០/២០២៣	១០.០០០	៣,៤៨%	៣,៩០%	១	២០/១០/២០២៤	១.០០០.០០០	១០.០០០.០០០	២.៤៦២.៤៤៨
៥	២០/១០/២០២៣	១០.០០០	៣,៤៨%	៣,៨០%	១	២០/១០/២០២៤	១.០០០.០០០	១០.០០០.០០០	២.៤៦២.៤៤៨
៦	២៤/១១/២០២៣	១០.០០០	៤,០០%	៤,៥០%	២	២៤/១១/២០២៥	១.០០០.០០០	១០.០០០.០០០	២.៤៦២.៤៤៨
៧	២៤/១១/២០២៣	១០.០០០	៤,០០%	៤,៦០%	២	២៤/១១/២០២៥	១.០០០.០០០	១០.០០០.០០០	២.៤៦២.៤៤៨
៨	២៦/០១/២០២៤	១០.០០០	៣,៥០%	៣,៩៥%	១	២៦/០១/២០២៥	១.០០០.០០០	១០.០០០.០០០	២.៤៦២.៤៤៨
៩	២៦/០១/២០២៤	១០.០០០	៣,៥០%	៣,៨៥%	១	២៦/០១/២០២៥	១.០០០.០០០	១០.០០០.០០០	២.៤៦២.៤៤៨
១០	២៣/០២/២០២៤	១០.០០០	៤,០០%	៤,៧៥%	២	២៣/០២/២០២៦	១.០០០.០០០	១០.០០០.០០០	២.៤៦២.៤៤៨
១១	២៣/០២/២០២៤	១០.០០០	៤,០០%	៤,៧០%	២	២៣/០២/២០២៦	១.០០០.០០០	១០.០០០.០០០	២.៤៦២.៤៤៨
១២	២២/០៣/២០២៤	១២០.០០០	៤,៥០%	៥,២៥%	៣	២២/០៣/២០២៧	១.០០០.០០០	១២០.០០០.០០០	២៩.៥៤៩.៣៧២
សរុប		២៨៤.០០០					១២.០០០.០០០	២៨៤.០០០.០០០	៧០.៩១៨.៤៩៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១០. ឥណទាន និងបុរេប្រទាន-សុទ្ធ

	សម្ព័ន្ធធនាគារ											
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤			ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៣			ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤			ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៣		
	តម្លៃយោងដុល	សំវិធានននECL	តម្លៃយោង	តម្លៃយោងដុល	សំវិធានននECL	តម្លៃយោង	តម្លៃយោងដុល	សំវិធានននECL	តម្លៃយោង	តម្លៃយោងដុល	សំវិធានននECL	តម្លៃយោង
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទានខ្នាតតូច	៣.១១០.៤៥៨.០៨២	៤៥.៨៨៥.៥២៤	៣.០៦៤.៥៧២.៥៥៨	៣.០១០.៩៥៦.៩៥៧	២៧.៧៧០.២១៥	២.៩៨៣.១៨៦.៧៤២	១២.៦៣១.៥៧០.២៧១	១៨៦.៣៤១.១១៣	១២.៤៤៥.២២៩.១៥៨	១២.២៩៩.៧៥៩.១៦៩	១១៣.៤៤១.៣២៨	១២.១៨៦.៣១៧.៨៤១
ឥណទានខ្នាតធំ	២.៤១៧.០៤០.៦៦៨	៤១.១៦២.៥៦៦	២.៣៧៥.៨៧៨.១០២	២.៣៦៣.០៣៩.៥៦៦	១៨.៩៣៤.៣០៤	២.៣៤៤.១០១.២៦២	៩.៨១៥.៦០២.១៥៣	១៦៧.១៦១.១៨១	៩.៦៤៨.៤៤០.៩៧២	៩.៦៥៣.០១៦.៦២៧	៧៧.៣៦២.៩៧២	៩.៥៧៥.៦៥៣.៦៥៥
ឥណទានផ្ទាល់ខ្លួននិងអ្នកប្រើប្រាស់ផ្សេងៗ	៥៧៦.៦៧៤.៥៤៣	៦.៦៨៦.៤០៣	៥៦៩.៩៨៨.១៤០	៤៨៣.៥២៤.៧៦១	៣.៦៤៣.៨០១	៤៧៩.៨៨០.៩៦០	២.៣៤១.៨៧៥.៣២០	២៧.១៥៣.៤៨២	២.៣១៤.៧២១.៨៣៨	១.៩៧៥.១៩៨.៦៥០	១៤.៨៨៤.៩២៩	១.៩៦០.៣១៣.៧២១
ឥណទានបុគ្គលិក	២៩៨.៦១២.៤១៣	៤៤៣.២៥៨	២៩៨.១៦៩.១៥៥	២៩៧.៥១៥.០៩៣	៥៩.២៧១	២៩៧.៤៥៥.៨២២	១.២១២.៦៦៥.០០៩	១.៨០០.០៧១	១.២១០.៨៦៤.៩៣៨	១.២១៥.៣៤៩.១៥៥	២៤២.១២២	១.២១៥.១០៧.០៣៣
ឥណទានវិបារូប័ន	១៤៦.២២៦.៨០៦	១.១៩៩.៦៩២	១៤៥.០២៧.១១៤	១៥៩.៨១៦.៤០៦	៦៨៩.០៣៦	១៥៩.១២៧.៣៧០	៥៩៣.៨២៧.០៥៩	៤.៨៧១.៩៤៩	៥៨៨.៩៥៥.១១០	៦៥២.៨៥០.០១៩	២.៨១៤.៧១២	៦៥០.០៣៥.៣០៧
ឥណទានគោដ្ឋានសាធារណៈ	១៣៧.៦៤៧.៣៩៣	១.៤៧៩.៨៧៣	១៣៦.១៦៧.៥២០	១៥៤.៤០០.៩៨២	៩៩០.៨៧៦	១៥៣.៤១០.១០៦	៥៥៨.៩៨៦.០៦៣	៦.០០៩.៧៦៤	៥៥២.៩៧៦.២៩៩	៦៣០.៧២៨.០១១	៤.០៤៧.៧២៨	៦២៦.៦៨០.២៨៣
ប័ណ្ណឥណទាន	១០៩.៨៨៣.០០៦	៤.១០៩.៤៣២	១០៥.៧៧៣.៥៧៤	៨៨.៩៦២.១៧២	២.៥០២.២០៩	៨៦.៤៥៩.៩៦៣	៤៤៦.២៣៤.៨៨៧	១៦.៦៨៨.៤០៣	៤២៩.៥៤៦.៤៨៤	៣៦៣.៤១០.៤៧៣	១០.២២១.៥២៤	៣៥៣.១៨៨.៩៤៩
ឥណទានគោដ្ឋានបុគ្គលិក	៣១.២៣១.៣៦៥	១០៣.០០០	៣១.១២៨.៣៦៥	៣១.០០៧.១៣៥	២៦.២៦១	៣០.៩៨០.៨៧៤	១២៦.៨៣០.៥៧៣	៤១៨.២៨៣	១២៦.៤១២.២៩០	១២៦.៦៦៤.១៤៦	១០៧.២៧៦	១២៦.៥៥៦.៨៧០
ឥណទានទុនរដ្ឋ	១៦.៩៨១.៤៧៩	១២៥.៥៥៤	១៦.៨៥៥.៩២៥	២៩.៩៩២.៧៥១	៩៧.២៧៦	២៩.៨៩៥.៤៧៥	៦៨.៩៦១.៧៨៦	៥០៩.៨៧៥	៦៨.៤៥១.៩១១	១២២.៥២០.៣៨៨	៣៩៧.៣៧២	១២២.១២៣.០១៦
ឥណទានកែលម្អគោដ្ឋាន	១៥.៧៦៨.៩៣៧	៤០៤.៨៧៩	១៥.៣៦៤.០៥៨	២១.១៣៤.០០៥	៩១៣.១៩៤	២០.២២០.៨១១	៦៤.០៣៧.៦៥៣	១.៦៤៤.២១៤	៦២.៣៩៣.៤៣៩	៨៦.៣៣២.៤១០	៣.៧៣០.៣៩៧	៨៦.៦០២.០១៣
ឥណទានពាណិជ្ជកម្ម	១៦.៥៥៥.៩៧០	៧១.៩០៣	១៦.៤៨៤.០៦៧	១៦.៩២២.១៨១	១៦.៣៣៥	១៦.៩៤៥.៨៤៦	៦៧.២៣៣.៧៩៤	២៩១.៩៩៨	៦៦.៩៤១.៧៩៦	៦៩.២៩០.៥០៩	៦៦.៧២៨	៦៩.២២៣.៧៨១
	៦.៨៧៧.០៨០.៦៦២	១០១.៦៧២.០៨៤	៦.៧៧៥.៤០៨.៥៧៨	៦.៦៥៧.៣១២.០០៩	៥៥.៦៤៦.៧៧៨	៦.៦០១.៦៦៥.២៣១	២៧.៩២៧.៨២៤.៥៦៨	៤១២.៨៩០.៣៣៣	២៧.៥១៤.៩៣៤.២៣៥	២៧.១៩៥.១១៩.៥៥៧	២២៧.៣១៧.០៨៨	២៦.៩៦៧.៨០២.៤៦៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១០. ឥណទាន និងបុរេប្រទាន-សុទ្ធ (ត)

	ធនាគារ											
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤			ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣			ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤			ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣		
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធាន ECL ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធាន ECL ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	តម្លៃយោងដុល ពាន់រៀល (កំណត់សម្គាល់ ៥)	សំវិធាន ECL ពាន់រៀល (កំណត់សម្គាល់ ៥)	តម្លៃយោង ពាន់រៀល (កំណត់សម្គាល់ ៥)	តម្លៃយោងដុល ពាន់រៀល (កំណត់សម្គាល់ ៥)	សំវិធាន ECL ពាន់រៀល (កំណត់សម្គាល់ ៥)	តម្លៃយោង ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទានខ្នាតតូច	២.៩៤១.៥៩១.៧១៤	៣០.០១៤.៧៣៧	២.៩៥១.៥៧២.៩៧៧	២.៨៤៤.១៥៧.០៤៤	១២.៦៧៣.៣៤២	២.៨៧១.៤៨៣.៦៦៦	១២.១០៤.២៤៣.៩៥១	១២១.៩០៦.០៩១	១១.៩៤៦.៣៣៧.៤៦០	១១.៧៤១.៧៤១.៥៤១	៥១.៧៧០.៧៦៥	១១.៧៣០.០១០.៧៧៦
ឥណទានខ្នាតធំ	២.៣៩៤.៤៨៧.៣៣២	៤១.០៣០.១៦៥	២.៣៥៧.៤៥៧.១៦៧	២.៣៤៩.៤៤៤.៧២៤	១៤.៤៦៥.០៦៤	២.៣៣០.៦១៩.៦៥៦	៩.៧៤០.២៥៧.០៥៥	១៦៦.៦២៣.៥០០	៩.៥៧៣.៦៣៣.៥៥៥	៩.៥៩៧.៦៤៥.០៩៤	៧៧.០៦៣.៤០៣	៩.៥២០.៥៤១.២៩៥
ឥណទានផ្ទាល់ខ្លួន និងអ្នកប្រើប្រាស់ផ្សេងៗ	៥៧៣.២៦១.៧០២	៦.៦៣១.៩៣៤	៥៦៦.៦២៩.៧៦៤	៤៨០.៤៩៤.១៦៣	៣.៦១២.២៦៦	៤៧៦.៤៨៥.៤៩៧	២.៣២៤.០១៥.៧៧២	២៦.៩៣២.២៨៣	២.៣០១.០៨៣.៤៤៩	១.៩៦២.៤៣៤.៩៩៥	១៤.៧៥៦.១០៧	១.៩៤៤.០៧៤.៤៨៤
ឥណទានបុគ្គលិក	២៩៣.៩៣៩.៤២៩	៤២៤.៤១៣	២៩៣.៥១១.០១៦	២៩៣.១៦៣.៧០៤	៤៤.៤៩៩	២៩៣.១១៤.៤០៩	១.១៩៣.៦៤៩.៦៤៦	១.៧៤១.៤១០	១.១៩១.៩៤៤.២៣៦	១.១៩៧.៥៧៣.៧៤៧	១៤៣.៤១២	១.១៩៧.៣៩០.៣៣៥
ឥណទានវិបារូបន៍	១៤៣.៩៣០.៧៣៣	១.១៤២.៩៥៣	១៤២.៧៤៧.៧៤០	១៥៤.៩២០.៥៥០	៦៤៤.២៣២	១៥៤.២៣៦.៣១៤	៥៤៤.៥០២.៧០៧	៤.៤០៣.៩៧២	៥៧៩.៦៩៤.៧៣៥	៦៤៩.១៩០.៤៤៧	២.៧៩៥.០៤៤	៦៤៦.៣៩៥.៣៥៩
ឥណទានគណៈកម្មាធិការសាធារណៈ	១៣៥.៥៥៤.១៧៤	១.៤៦៥.១៥៩	១៣៤.០៨៩.០១៥	១៥១.៩៤៥.៦០០	៩៤២.០៣៤	១៥០.៩៦៣.៥៦៦	៥៥០.៤៤៥.៥០១	៥.៩៥០.០១១	៥៤៤.៥៣៥.៤៩០	៦២០.៦៩៧.៧៧៦	៤.០១១.៦០៩	៦១៦.៦៨៦.១៦៧
ប័ណ្ណឥណទាន	១០៩.៤៨៣.០០៦	៤.១០៩.៤៣២	១០៥.៣៧៣.៥៧៤	៨៤.៩៦២.១៧២	២.៥០២.២០៩	៨៦.៤៥៩.៣៨១	៤៤៦.២៣៤.៤៨៧	១៦.៦៤៤.៤០៣	៤២៩.៥៤៦.៤៨៤	៣៦៣.៤១០.៤៧៣	១០.២២១.៥២៤	៣៥៣.១៤៤.៩៤៩
ឥណទានគណៈកម្មាធិការបុគ្គលិក	៣១.១៦០.៦៥៥	១០២.៤៨២	៣១.០៥៨.១៣៣	៣០.៩៣៣.៥៩១	២៦.២៥៤	៣០.៩០៧.៨៤៥	១២៦.៥៤៣.៤២០	៤១៧.៤០៤	១២៦.១២៥.១១៦	១២៦.៣៦៣.៧១៩	១០៧.២៤៤	១២៦.២៥៦.៤៧១
ឥណទានទុនប្តី	១៦.៩៤១.៤៧៩	១២៥.៥៥៤	១៦.៨៥៦.០៣៣	១៦.៧៣០.៧៥១	៩៧.២៧៦	១៦.៨២៧.០២៧	១២៦.៥៤៣.៤២០	៤១៧.៤០៤	១២៦.១២៥.១១៦	១២៦.៣៦៣.៧១៩	១០៧.២៤៤	១២៦.២៥៦.៤៧១
ឥណទានពាណិជ្ជកម្ម	១៦.៥៥៥.៩៧០	៧១.៩០៣	១៦.៤៨៤.០៦៧	១៦.៤១២.១៤១	១៦.៤១២.១៤១	១៦.៤១២.១៤១	១៦.៤១២.១៤១	១៦.៤១២.១៤១	១៦.៤១២.១៤១	១៦.៤១២.១៤១	១៦.៤១២.១៤១	១៦.៤១២.១៤១
ឥណទានរ៉ែកល្មមគោរព	៧.៧៦៥.៦៤៦	១១៤.១០៤	៧.៨៧៩.៧៥០	១១.៦២២.៣៣៤	៩៥.៥៤៣	១១.៥២៦.៧៩១	៣១.៥៣៦.២៤៤	៤៧៩.៦៣៧	៣១.០៥៦.៦៥១	៤៧.៤៧៧.២៥១	៣៩០.៤៥៧	៤៧.០៤៦.៧៩៤
	៦.៧០៩.១១២.២៤០	៨៥.២៨៥.៦៤០	៦.៦២៣.៨២៦.៦០០	៦.៤៩៦.៦៤២.៨២៦	៣៩.៥៩៩.៥៣៤	៦.៤៥៧.០៤៣.២៤៤	២៧.២៤៥.៧០៤.៤០៧	៣៤៦.៣៤៤.៩៤៤	២៦.៤៩៩.៣៥៩.៤២៣	២៦.៥៣៤.៧៤៥.៩៤៤	១៦១.៧៦៤.១១៣	២៦.៣៧៧.០២១.៤៣១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១០. ឥណទាន និងបុរេប្រទាន-សុទ្ធ (ត)

(ក) ឥណទាន និងបុរេប្រទានជាចំនួនដុល្លារតាមឥណ្ឌូប្រតិទាន

	សម្ព័ន្ធជនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
មិនលើសពី១ឆ្នាំ	១.៥៦២.១០៨.៣៣១	១.៦០០.៧០៧.០៥៧	៦.៣៤៣.៧២១.៩៣២	៦.៥៣៨.៨៨៨.៣២៩	១.៤៩៧.៥៦២.២២២	១.៥៤៣.២៤៦.០៨៨	៦.០៨១.៦០០.១៨៤	៦.៣០៤.១៦០.២៧០
លើស ១ឆ្នាំ ប៉ុន្តែមិនលើសពី៣ឆ្នាំ	២.២០១.២៣៤.៨២៣	២.២២៤.៤៩៨.០៦៤	៨.៩៣៩.២១៤.៦១៦	៩.០៨៧.០៧៤.៥៩១	២.១៤៥.៩៦៨.១១៩	២.១៧០.៧៩៣.៧៨៦	៨.៧១៤.៧៧៦.៥៣១	៨.៨៦៧.៦៩២.៦១៦
លើស ៣ឆ្នាំ ប៉ុន្តែមិនលើសពី៥ឆ្នាំ	១.៤៨៧.៨៨៤.០៥០	១.៥០៥.៤៧៨.៥៨០	៦.០៤២.២៩៧.១២៧	៦.១៤៩.៨៧៩.៩៩៩	១.៤៦០.០៣១.៥៧២	១.៤៧៦.៩១២.៥៩៤	៥.៩២៩.១៨៨.២១៤	៦.០៣៣.១៨៧.៩៤៦
លើសពី៥ឆ្នាំ	១.៦២៥.៨៥៣.៤៥៨	១.៣២៦.៦២៨.៣០៨	៦.៦០២.៥៩០.៨៩៣	៥.៤១៩.២៧៦.៦៣៨	១.៦០៥.៥៥០.៣២៧	១.៣០៥.៦៩០.៣៥៨	៦.៥២០.១៣៩.៨៧៨	៥.៣៣៣.៧៤៥.១១២
	៦.៨៧៧.០៨០.៦៦២	៦.៦៥៧.៣១២.០០៩	២៧.៩២៧.៨២៤.៥៦៨	២៧.១៩៥.១១៥.៥៥៧	៦.៧០៩.១១២.២៤០	៦.៤៩៦.៦៤២.៨២៦	២៧.២៤៥.៧០៤.៨០៧	២៦.៥៣៨.៧៨៥.៩៤៤

ក្នុងអំឡុងការិយបរិច្ឆេទ សម្ព័ន្ធជនាគារ និងធនាគារ បានទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃដូចខាងក្រោម៖

	សម្ព័ន្ធជនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
សំវិធានធន/ (ការកាត់ត្រាត្រឡប់) ការខាតបង់ឱនភាពនៃតម្លៃលើ៖								
ឥណទាននិងបុរេប្រទាន	៨១.១១៩.០៤៦	៣០.៣០១.១៤៨	៣៣០.៩៦៥.៧០៨	១២៤.៤៤៦.៨១៥	៧៩.៣៦១.៥០៤	២៧.០៧៦.៨៦១	៣២៣.៧៩៤.៩៣៦	១១១.២០៤.៦៦៨
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	១០៨.៥៩៣	(២២៨.៩០៨)	៤៤៣.០៥៨	(៩៤០.១២៥)	១១៨.០៣៩	(១៩៨.៥៤៥)	៤៨១.៦០០	(៨១៥.៤២៥)
គណនីត្រូវទទួលផ្សេងៗ	(២.២៧៩)	(៣៨.៦២៥)	(៩.២៩៨)	(១៥៨.៦៣៣)	(១០.៤៩៦)	(២៧.០៧៦)	(៤២.៨២៤)	(១១១.២០១)
ការវិនិយោគមូលបត្របំណុល	(៤២៣.៣២២)	១៣.០៥៤	(១.៧២៧.១៥៤)	៥៣.៦១៣	(៤២៣.៣២២)	១៣.០៥៤	(១.៧២៧.១៥៤)	៥៣.៦១៣
ការប្រមូលបានមកពីឥណទានលុបចេញពីបញ្ជី	(៦.៧២៤.៣៤៤)	-	(២៧.៤៣៥.៣៣៩)	-	(៥.៨៥៤.៤៣៥)	-	(២៣.៨៨៦.០៩៥)	-
	៧៤.០៧៧.៦៩០	៣០.០៤៦.៦៦៩	៣០២.២៣៦.៩៧៥	១២៣.៤០១.៦៧០	៧៣.១៩១.២៩០	២៦.៨៦៤.២៩៤	២៩៨.៦២០.៤៦៣	១១០.៣៣១.៦៥៥
កិច្ចសន្យាក្រៅតារាងតុល្យការ	៣៨.២៧៤	១.៦៨០	១៥៦.១៥៨	៦.៩០០	៣២.៣៣១	(១២.០៦១)	១៣១.៩១០	(៤៩.៥៣៥)
	៧៤.១១៥.៩៦៤	៣០.០៤៨.៣៤៩	៣០២.៣៩៣.១៣៣	១២៣.៤០៨.៥៧០	៧៣.២២៣.៦២១	២៦.៨៥២.២៣៣	២៩៨.៧៥២.៣៧៣	១១០.២៨២.១២០

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១០. ឥណទាន និងបុរេប្រទាន-សុទ្ធ (ត)

ក) ឥណទាន និងបុរេប្រទានជាចំនួនដុល្លារតាមឥណ្ឌូប្រតិទាន (ត)

ក្នុងអំឡុងការិយបរិច្ឆេទ សម្ព័ន្ធធនាគារ និងធនាគារ បានទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
សំវិធានធន/ (ការកាត់ត្រាត្រឡប់) ការខាតបង់ឱនភាពនៃតម្លៃលើ៖								
ឥណទាននិងបុរេប្រទាន	៣៨.៥៤៥.៤១៩	៧.២១៩.៥០០	១៥៧.៥៧៣.៦៧៣	២៩.៨៣០.៩៧៣	៣៧.៩០៣.៩៨៩	៧.០១២.៤៧៥	១៥៤.៩៥១.៥០៧	២៨.៩៧៥.៥៤៧
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៣០.៤៤៦	(៥២០.២៩៩)	១២៤.៤៦៣	(២.១៤៩.៨៧៥)	៧៨.៨៦៤	(៤៤៥.៥១៣)	៣២២.៣៩៥	(១.៨៤០.៨៦០)
គណនីត្រូវទទួលផ្សេងៗ	៨.៧០៧	(២.៦៧០)	៣៥.៩៩៤	(១១.០៣២)	១.២៨៥	(១.០៥០)	៥.២៥៣	(៤.៣៣៩)
ការវិនិយោគមូលហេតុបំណុល	(១៥០.៦៥៤)	-	(១១៥.៨៧៤)	-	(១៥០.៦៥៤)	-	(១១៥.៨៧៤)	-
ការប្រមូលបានមកវិញឥណទានលុបចេញពីបញ្ជី	(១.៨១៦.០៨៩)	-	(៧.៤២៤.១៧១)	-	(១.៥៧៩.២៩៧)	-	(៦.៤៥៦.១៦៥)	-
	៣៦.១១៧.៨២៩	៦.៦៩៦.៥៣១	១៤៩.៦៩៣.៦៨៥	២៧.៦៧០.០៦៦	៣៦.២៥៤.១៨៧	៦.៥៦៥.៩១២	១៤៨.២០៧.១១៦	២៧.១៣០.៣៤៨
កិច្ចសន្យាក្រៅតារាងតុល្យការ	១៣.៣៥៥	៤៩១	៥៤.៥៩៥	២.០២៩	៨.៤៦៣	(២.៧៥០)	៣៤.៥៩៧	(១១.៣៦៣)
	៣៦.១៣១.១៨៤	៦.៦៩៧.០២២	១៤៩.៧៤៨.២៨០	២៧.៦៧២.០៩៥	៣៦.២៦២.៦៥០	៦.៥៦៣.១៦២	១៤៨.២៤១.៧១៣	២៧.១១៩.៩៨៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១០. ឥណទាន និងបុរេប្រទាន-សុទ្ធ (ត)

ក) ឥណទាន និងបុរេប្រទានជាចំនួនដុលតាមឥណប្រតិទាន (ត)

ក្នុងអំឡុងការិយបរិច្ឆេទ បម្រែបម្រួលនៃសំវិធានធនការខាតបង់ឱនភាពនៃតម្លៃលើឥណទាន និងបុរេប្រទាន របស់សម្ព័ន្ធធនាគារ និងធនាគារដូចខាងក្រោម៖ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា
	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៥៥.៦៤៦.៧៧៨	៤២.២៤២.៦៦២	២២៧.៣១៧.០៨៤	១៧៣.៩១៣.០៣៩	៣៩.៥៩៩.៥៣៤	២៤.១៥៦.៩៦៤	១៦១.៧៦៤.១១៣	១១៥.៩២២.២៣៧
សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃក្នុងការិយបរិច្ឆេទ	៨១.១១៩.០៤៦	៣០.៣០១.១៤៨	៣៣០.៩៦៥.៧០៨	១២៤.៤៤៦.៨១៥	៧៩.៣៦១.៥០៤	២៧.០៧៦.៨៦១	៣២៣.៧៩៤.៩៣៦	១១១.២០៤.៦៦៨
លុបចេញពីបញ្ជីក្នុងការិយបរិច្ឆេទ	(៣៥.០១២.៩៩០)	(១៨.៩៤២.៧៨០)	(១៤២.៨៥២.៩៩៩)	(៧៧.៧៩៧.៩៩៧)	(៣៣.៧១៣.៣៤៤)	(១៨.២៥១.២៦១)	(១៣៧.៥៥០.៦០៧)	(៧៤.៩៥៧.៩២៩)
លម្អៀងពីការស្តុកបិយប័ណ្ណ	(៨០.៧៥០)	(៣១៥.០២៦)	(៣២៩.៤៦០)	(១.២៩៣.៨១២)	៣៧.៩៨២	(១.៣៥១)	១៥៤.៩៦៧	(៥.៥៤៩)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(២.២១០.០០៤)	៣៧៦.៨៦៤	-	-	(១.៨១៨.៤២៥)	២៧៣.១៥០
នាចុងការិយបរិច្ឆេទ	១០១.៦៧២.០៨៤	៥៣.២៨៦.០០៤	៤១២.៨៩០.៣៣៣	២១៩.៦៤៤.៩០៩	៨៥.២៨៥.៦៤០	៣៦.៩៨១.២១៧	៣៤៦.៣៤៤.៩៨៤	១៥២.៤៣៦.៥៧៧

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា
	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៨០.៧៩៦.១០៧	៥៤.៧១២.២០៤	៣៣២.០៧២.០០០	២២៥.៩៦១.៤០២	៦៤.៥៩២.៦៧៧	៣៨.២០២.២៨៣	២៦៥.៤៧៥.៩០២	១៥៧.៧៧៥.៤២៩
សំវិធានធនសម្រាប់ការខាតបង់ឱនភាពនៃតម្លៃក្នុងការិយបរិច្ឆេទ	៣៨.៥៤៥.៤១៩	៧.២១៩.៥០០	១៥៧.៥៧៣.៦៧៣	២៩.៨៣០.៩៧៤	៣៧.៩០៣.៩៨៩	៧.០១២.៤៧៥	១៥៤.៩៥១.៥០៧	២៤.៩៧៥.៥៤៧
លុបចេញពីបញ្ជីក្នុងការិយបរិច្ឆេទ	(១៧.៧៩០.៥៥៤)	(៨.៥៥៥.៦៧៣)	(៧២.៧២៧.៧៤៥)	(៣៥.៣៥២.០៤១)	(១៧.៣១០.១៨៩)	(៤.២៧៤.០៦៧)	(៧០.៧៦៤.០៩៣)	(៣៤.១៨៤.៤៤៥)
លម្អៀងពីការស្តុកបិយប័ណ្ណ	១២១.១១២	(៩០.០២៧)	៤៩៥.១០៦	(៣៧១.៩៩២)	៩៩.១៦៣	៤០.៥២៦	៤០៥.៣៧៨	១៦៧.៤៥៣
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៤.៥២២.៦៦១)	(៤២៣.៤៣៤)	-	-	(៣.៧២៣.៧៥០)	(២៩៣.៤០៧)
នាចុងការិយបរិច្ឆេទ	១០១.៦៧២.០៨៤	៥៣.២៨៦.០០៤	៤១២.៨៩០.៣៣៣	២១៩.៦៤៤.៩០៩	៨៥.២៨៥.៦៤០	៣៦.៩៨១.២១៧	៣៤៦.៣៤៤.៩៨៤	១៥២.៤៣៦.៥៧៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១១. ទ្រព្យសកម្មផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ការទូទាត់ជាមុន និងបុរេប្រទាន	១០.៤៥៩.៣៩៥	១៣.៣៥១.០៥២	៤២.៤៧៥.៦០៣	៥៤.៥៣៩.០៤៨	៩.៧៩១.០៨៨	១២.២២៣.៥៦៦	៣៩.៧៦១.៦០៨	៤៩.៩៣៣.២៦៧
ពន្ធកាត់ទុកត្រូវទទួល	៥.៨៨០.៧៥១	៤.៦៣៨.៦៩៤	២៣.៨៨១.៧៣០	១៨.៩៤៩.០៦៥	៥.៨១៧.៥០៦	៤.៥៨២.៣៦៦	២៣.៦២៤.៨៩២	១៨.៧១៨.៩៦៥
ការផ្គត់ផ្គង់សម្ភារការិយាល័យ	៥.១០៥.១៨២	៥.៣៣៥.៧០២	២០.៧៣២.១៤៤	២១.៧៩៦.៣៤៣	៤.៨៧៨.៧៦២	៥.០៩៧.៩៦៨	១៩.៨១២.៦៥២	២០.៨២៥.១៩៩
ប្រាក់ទទួលបានពី Western Union និង Visa	៥.០៧៥.៨៨១	៤.២២៦.៩៣៩	២០.៦១៣.១៥៣	១៧.២៦៧.០៤៦	៥.០៥១.២២៥	៤.១៩៦.៥១១	២០.៥១៣.០២៥	១៧.១៤២.៧៤៧
ប្រាក់ទទួលបានពី បាគង KHQR	១២៦.៩០៨	២៧៧.១៩៤	៥១៥.៣៧៣	១.១៣២.៣៣៧	១២៦.៩០៨	២៧៧.១៩៤	៥១៥.៣៧៣	១.១៣២.៣៣៧
ផ្សេងៗ	៣.៨៣៥.៤២២	៥.០២៦.៦៣៣	១៥.៥៧៥.៦៤៨	២០.៥៣៣.៧៩៦	៣.៩៩៥.០៦៤	៤.៦៧១.៤៥២	១៦.២២៣.៩៥៦	១៩.០៨២.៨៨៤
	<u>៣០.៤៨៣.៥៣៩</u>	<u>៣២.៨៥៦.២១៤</u>	<u>១២៣.៧៩៣.៦៥១</u>	<u>១៣៤.២១៧.៦៣៥</u>	<u>២៩.៦៦០.៥៥៣</u>	<u>៣១.០៤៩.០៥៧</u>	<u>១២០.៤៥១.៥០៦</u>	<u>១២៦.៨៣៥.៣៩៩</u>
សំវិធានធនលើឥណទានខាតបង់ដែលរំពឹងទុក	(១៤.៣៨៣)	(១៦.៦៩៦)	(៥៨.៤០៤)	(៦៨.២០៤)	(៣.២៧១)	(១៣.៧៨៦)	(១៣.២៨៣)	(៥៦.៣១៦)
សរុប	<u>៣០.៤៦៩.១៥៦</u>	<u>៣២.៨៣៩.៥១៨</u>	<u>១២៣.៧៣៥.២៤៧</u>	<u>១៣៤.១៤៩.៤៣១</u>	<u>២៩.៦៥៧.២៨២</u>	<u>៣១.០៣៥.២៧១</u>	<u>១២០.៤៣៨.២២៣</u>	<u>១២៦.៧៧៩.០៨៣</u>
ទ្រព្យសកម្មរយៈពេលខ្លី	១៦.៣៧៦.៥៤៥	១៧.៣៥១.៥០១	៦៦.៥០៥.១៥០	៧០.៨៨០.៨៨២	១៥.៥៨៨.៨៩០	១៥.៩៦៦.៨៣៦	៦៣.៣០៦.៤៨៣	៦៥.២២៤.៥២៦
ទ្រព្យសកម្មរយៈពេលវែង	១៤.០៩២.៦១១	១៥.៤៨៨.០១៧	៥៧.២៣០.០៩៣	៦៣.២៦៨.៥៤៩	១៤.០៦៨.៣៩២	១៥.០៦៨.៤៣៥	៥៧.១៣១.៧៤០	៦១.៥៥៤.៥៥៧
	<u>៣០.៤៦៩.១៥៦</u>	<u>៣២.៨៣៩.៥១៨</u>	<u>១២៣.៧៣៥.២៤៣</u>	<u>១៣៤.១៤៩.៤៣១</u>	<u>២៩.៦៥៧.២៨២</u>	<u>៣១.០៣៥.២៧១</u>	<u>១២០.៤៣៨.២២៣</u>	<u>១២៦.៧៧៩.០៨៣</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១២. ប្រាក់បញ្ញើតាមច្បាប់

		សម្ព័ន្ធធនាគារ				ធនាគារ			
		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ជាមួយធនាគារកណ្តាល	(ក)	៥៨៥.៣៧៦.៨១៦	៥៨៣.៣០២.១០៤	២.៣៧៧.២១៥.២៥០	២.២១៩.៣៨៩.០៩៥	៥៨៥.៣៧៦.៨១៦	៥៨៣.៣០២.១០៤	២.៣៧៧.២១៥.២៥០	២.២១៩.៣៨៩.០៩៥
ជាមួយធនាគារកណ្តាលផ្សេងៗ	(ខ)	៦.៤៤៤.៧៩១	៥.០៤៣.៤៨៧	២៦.១៧២.២៩៤	២០.៦០២.៦៤៥	-	-	-	-
ផ្សេងៗ	(គ)	២៨៣.១៤១	២៨១.៥១៤	១.១៥០.០០០	១.១៥០.០០០	-	-	-	-
		<u>៥៩២.១០៤.៧៤៨</u>	<u>៥៨៩.៩២៧.១០៥</u>	<u>២.៤៥៣.៤៣៧.៥៤៤</u>	<u>២.២៩០.១៤១.៧៤០</u>	<u>៥៨៥.៣៧៦.៨១៦</u>	<u>៥៨៣.៣០២.១០៤</u>	<u>២.៣៧៧.២១៥.២៥០</u>	<u>២.២១៩.៣៨៩.០៩៥</u>
ទ្រព្យសកម្មរយៈពេលខ្លី		-	-	-	-	-	-	-	-
ទ្រព្យសកម្មរយៈពេលវែង		<u>៥៩២.១០៤.៧៤៨</u>	<u>៥៨៩.៩២៧.១០៥</u>	<u>២.៤៥៣.៤៣៧.៥៤៤</u>	<u>២.២៩០.១៤១.៧៤០</u>	<u>៥៨៥.៣៧៦.៨១៦</u>	<u>៥៨៣.៣០២.១០៤</u>	<u>២.៣៧៧.២១៥.២៥០</u>	<u>២.២១៩.៣៨៩.០៩៥</u>
		<u>៥៩២.១០៤.៧៤៨</u>	<u>៥៨៩.៩២៧.១០៥</u>	<u>២.៤៥៣.៤៣៧.៥៤៤</u>	<u>២.២៩០.១៤១.៧៤០</u>	<u>៥៨៥.៣៧៦.៨១៦</u>	<u>៥៨៣.៣០២.១០៤</u>	<u>២.៣៧៧.២១៥.២៥០</u>	<u>២.២១៩.៣៨៩.០៩៥</u>

(ក) ជាមួយធនាគារកណ្តាល

(i) ទុនបម្រុងកាតព្វកិច្ច

អនុលោមតាមប្រកាសលេខ ធ៧-០២៣-០០៥ ប្រ.ក របស់ធនាគារជាតិ នៃ កម្ពុជា ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចចំពោះប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ គ្រឹះស្ថានត្រូវរក្សាទុនបម្រុងកាតព្វកិច្ចសម្រាប់ប្រាក់បញ្ញើ និងកម្ចីដោយអនុលោមតាមកាលបរិច្ឆេទ និងអត្រាការដូចខាងក្រោម៖

- ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ទុនបម្រុងកាតព្វកិច្ចជាប្រភេទរូបិយប័ណ្ណបរទេស ត្រូវមានអត្រាចំនួន ៩%។ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ ទុនបម្រុងកាតព្វកិច្ចជាប្រភេទរូបិយប័ណ្ណបរទេសត្រូវមានអត្រាចំនួន ១២,៥%
- គ្រឹះស្ថានត្រូវរក្សាទុនបម្រុងកាតព្វកិច្ចជាប្រភេទរូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀល) ក្នុងអត្រាចំនួន ៧%

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងលិខិតរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០២៣-២២២១ ឆ.ត ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ តម្រូវការប្រាក់បម្រុងតាមកាតព្វកិច្ចសម្រាប់ការដាក់ប្រាក់បញ្ញើ និងកម្ចីជាប្រភេទរូបិយប័ណ្ណបរទេសត្រូវគិតក្នុងអត្រា ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១២. ប្រាក់បញ្ញើតាមច្បាប់ (ត)

(ក) ជាមួយធនាគារកណ្តាល (ត)

(i) ទុនបម្រុងកាតព្វកិច្ច (ត)

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០១៨-២៨២ ប្រ.ក. ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចចំពោះប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់ធនាគារពាណិជ្ជ ទុនបម្រុងកាតព្វកិច្ចសម្រាប់រូបិយប័ណ្ណប្រាក់រៀល និងរូបិយប័ណ្ណផ្សេងទៀតមិនមានការប្រាក់ទេចាប់តាំងពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨។

ទុនបម្រុងកាតព្វកិច្ចជាមួយ NBC មានចំនួន ៥៤១.៩១៥.៩៣២ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន ៤៩៩.៩៨៥.៨០២ ដុល្លារអាមេរិក)។

(ii) ការធានាដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០១-១៣២ប្រ.ក. ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ស្តីពីប្រាក់តម្កល់ធានាលើដើមទុន តម្រូវឱ្យធនាគារតម្កល់ប្រាក់ចំនួន ១០% នៃដើមទុនចុះបញ្ជីនៅធនាគារកណ្តាល។ ប្រាក់តម្កល់នេះនឹងត្រូវបង្វិលជូនធនាគារវិញ នៅពេលធនាគារស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយប្រាក់តម្កល់នេះមិនសម្រាប់ប្រើក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ប្រាក់តម្កល់ធានាលើដើមទុនជាមួយ NBC មានចំនួន ៤៣.៣១៦.៣០២ ដុល្លារអាមេរិក ជាមួយការប្រាក់បង្ករចំនួន ១៤៤.៥៨២ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន ៤៣.៣១៦.៣០២ ដុល្លារអាមេរិក ដែលគ្មានការប្រាក់បង្ករ)។ ប្រាក់តម្កល់ធានាលើដើមទុន គឺទទួលបានការប្រាក់ ក្នុងមូលដ្ឋាន៦ខែ។

(ខ) ជាមួយធនាគារកណ្តាលផ្សេងៗ

ABL បានរក្សាទុកប្រាក់បញ្ញើតាមកាតព្វកិច្ចរបស់ខ្លួន ដោយអនុលោមតាមតម្រូវការរបស់ធនាគារជាតិឡាវ (“BOL”)។ ប្រាក់បញ្ញើតាមច្បាប់ជាមួយធនាគារជាតិឡាវផ្សេងៗរួមបញ្ចូលទាំងទុនបម្រុងកាតព្វកិច្ច និងទុនបម្រុងដើមទុនដែលបានចុះបញ្ជី។ សមតុល្យទាំងនេះ មិនទទួលបានការប្រាក់ឡើយ។ ដោយអនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារជាតិឡាវ ធនាគារតម្រូវឱ្យរក្សាទុកសាច់ប្រាក់បម្រុងជាក់លាក់ជាមួយធនាគារជាតិឡាវ ក្នុងទម្រង់ជាប្រាក់បញ្ញើតាមកាតព្វកិច្ច ដែលត្រូវបានគណនាក្នុងអត្រា ៥,៥% នៃរូបិយប័ណ្ណគីបឡាវ “LAK” និង ៨% សម្រាប់រូបិយប័ណ្ណបរទេស (ពីមុន ៥% និង៥% រៀងគ្នា) ដោយផ្អែកលើមូលដ្ឋានជារៀងរាល់ពីរដងក្នុងមួយខែ នៃប្រាក់បញ្ញើរបស់អតិថិជនដែលមានឥណទានតិចជាង ១២ខែ។

(គ) ផ្សេងៗ

អនុលោមតាមមាត្រា ២៣ នៃប្រកាសលេខ ០០១/១៨ គ.ម.ក/ប្រ.ក ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្តីពីការផ្តល់អាជ្ញាបណ្ណ និងគ្រប់គ្រងអាជីវកម្មមូលបត្រ ACS ត្រូវបានតម្រូវឱ្យដាក់ប្រាក់តម្កល់ទុនបម្រុងចំនួន ១.០០០.០០០.០០០ រៀល (សមមូលនឹង ២៨៣.១៨១ ដុល្លារអាមេរិក និង ២៨១.៥១៨ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រៀងគ្នា) ទៅក្នុងគណនីរបស់គណៈកម្មការមូលបត្រ កម្ពុជា ដែលរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាល្បួញមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ACS បានបន្ថែមប្រាក់តម្កល់ទុនបម្រុងចំនួន ១៥០.០០០.០០០ រៀល (សមមូលនឹង ៣៦.៧២០ ដុល្លារអាមេរិក) ទៅក្នុងគណនីរបស់គណៈកម្មការមូលបត្រកម្ពុជា ដែលរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ដើម្បីបំពេញតាមការតម្រូវ ដូចដែលមានចែងក្នុងប្រកាស លេខ ០០៣/១៨ គ.ម.ក/ប្រ.ក ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម។ ប្រាក់បញ្ញើតាមច្បាប់នេះមិនមានការប្រាក់នោះទេ។

នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ACS បានទទួលការអនុម័តជាផ្លូវការពី ន.ម.ក ជាក្រុមហ៊ុនចែកចាយបន្ត ដែលអាចផ្តល់ជូនសេវាជូនអតិថិជនដូចជា បើកគណនីវិនិយោគលើមូលនិធិ និងសម្របសម្រួលការស្នើសុំធ្វើបរិវិសកម្ម ឬ ការទិញត្រឡប់មកវិញនូវឯកតាមូលនិធិតាមការស្នើរបស់វិនិយោគិន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៣. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ

		ធនាគារ			
		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
កំណត់ សម្គាល់					
ភាគហ៊ុនធុរកិច្ចដែលមិនត្រូវបានចុះបញ្ជីលើធុរកិច្ច ភាគ ហ៊ុនតាមផ្ទៃដើម					
ធនាគារអេស៊ីលីដា ឡារលីមីធីត	(ក)	៤៩.៣៨៩.៥៦៦	៤៩.៣៨៩.៥៦៦	២០០.៥៧១.០២៨	២០១.៧៥៦.៣៧៧
ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា មក	(ខ)	២.០១០.០០០	២.០១០.០០០	៨.១៦២.៦១០	៨.២១០.៨៥០
សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯក	(គ)	១៩.៨០៥.០០០	១៩.៨០៥.០០០	៨០.៤២៨.១០៥	៨០.៩០៣.៤២៥
ស្ថាប័នអភិវឌ្ឍន៍ក្រុមហ៊ុន អេស៊ីលីដា មីយ៉ាន់ម៉ា	(ឃ)	១៩.៩១៣.១៥០	១៩.៩១៣.១៥០	៨០.៨៦៧.៣០២	៨១.៣៤៥.២១៨
		៩១.១១៧.៧១៦	៩១.១១៧.៧១៦	៣៧០.០២៩.០៤៥	៣៧២.៦១៥.៨៧០

លម្អិតពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារមានដូចខាងក្រោម៖

	កំណត់ សម្គាល់	ជាម្ចាស់ភាគហ៊ុន និងមានសិទ្ធិបោះឆ្នោត	
		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៣
ឈ្មោះក្រុមហ៊ុនបុត្រសម្ព័ន្ធ			
ធនាគារអេស៊ីលីដា ឡារលីមីធីត	(ក)	៩៩,៩០%	៩៩,៩០%
ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា មក	(ខ)	១០០%	១០០%
សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯក	(គ)	៧៦,៦០៩%	៧៦,៦០៩%
ស្ថាប័នអភិវឌ្ឍន៍ក្រុមហ៊ុន អេស៊ីលីដា មីយ៉ាន់ម៉ា	(ឃ)	១០០%	១០០%

(ក) ធនាគារ អេស៊ីលីដា ឡារលីមីធីត

ABL ត្រូវបានបង្កើតឡើងនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧ ដោយបានទទួលអាជ្ញាបណ្ណជាលើកដំបូងពីធនាគារជាតិឡាវ។ សកម្មភាពអាជីវកម្មចម្បងរបស់ ABL គឺការផ្តល់សេវាធនាគារ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ធនាគារ កាន់កាប់ភាគហ៊ុនរបស់ ABL ចំនួន ៩៩,៩០%។ ធនាគារ ធ្វើការវិនិយោគដំបូងនៅឆ្នាំ២០០៨ នៅ ABL នូវទឹកប្រាក់ចំនួន ៥.៤៧៧.៣៩៩ ដុល្លារអាមេរិក។ នៅឆ្នាំ២០០៩ ធនាគារធ្វើការលក់ភាគហ៊ុនទៅក្រុមហ៊ុន International Finance Corporation (“IFC”) នូវទឹកប្រាក់ចំនួន ៨៧៦.៣៨៤ ដុល្លារអាមេរិក ដែលធ្វើឱ្យចុះ ការវិនិយោគនៅ ABL នៅត្រឹមចំនួន ៤.៦០១.០១៥ ដុល្លារអាមេរិក។ នៅឆ្នាំ២០១០ ធនាគារធ្វើការបន្ថែមដើមទុនទៅ ABL ចំនួន ៥.៩៦៦.៩៦៩ ដុល្លារអាមេរិក ដោយនាំឱ្យកើនឡើងការវិនិយោគដល់ ១០.៥៦៧.៩៨៤ ដុល្លារអាមេរិក។

នៅឆ្នាំ២០១៤ ធនាគារធ្វើការទិញភាគហ៊ុនពី FMO, Stichting Triodos Doen, Tridos Fair Share Fund និង IFC ចំនួន ២៨.៨៧៥.០៩៨ ដុល្លារអាមេរិក និងធ្វើការបន្ថែមដើមទុនទៅ ABL ចំនួន ៩.៩៤៦.៤៨៤ ដុល្លារអាមេរិក ដោយធ្វើឱ្យកើនឡើងការវិនិយោគនៅ ABL ដល់ ៤៩.៣៨៩.៥៦៦ ដុល្លារអាមេរិក។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ការវិនិយោគនៅក្នុង ABL គឺនៅដដែល។

(ខ) ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា មក

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១០ ACS ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា និង បានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ Co.០៤៤៨ KH/២០១០។ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០ ន.ម.ក (ពីមុនទទួលស្គាល់ជា គ.ម.ក) បានផ្តល់អាជ្ញាបណ្ណដល់ ACS ជាឈ្មួញជើងសាមូលបត្រ។ ដើមទុនចុះបញ្ជីរបស់ ACS មានចំនួន ២.០១០.០០០ ដុល្លារអាមេរិក (សមមូលនឹង ៨.២៤០.០០០.០០០ រៀល) ដោយបែងចែកជា ២.០៦០.០០០ ភាគហ៊ុន និងមានតម្លៃចារឹក ៤.០០០ រៀលក្នុងមួយភាគហ៊ុន។ សកម្មភាពអាជីវកម្មចម្បង ACS គឺការផ្តល់សេវាជាឈ្មួញជើងសាមូលបត្រ និងសេវាផ្សេងៗទៀត ដែលបានអនុម័តដោយ ន.ម.ក។ ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ភាគហ៊ុនរបស់ ACS ទាំងស្រុង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៣. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ (ត)

(គ) សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក

AUB (អតីត ក្រុមហ៊ុនអេស៊ីលីដា ត្រេននិង សេនធីរ និងវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក) ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រ កម្ពុជា ក្រោមអាជ្ញាបណ្ណចុះបញ្ជីរបស់ក្រសួងពាណិជ្ជកម្មលេខ Co. ១៣៣២KH/២០១១ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១១។ ដើមទុនចុះបញ្ជីរបស់ AUB មានចំនួន ១៧.៨០៥.០០០ ដុល្លារអាមេរិក ដោយបែងចែកជា ១៧.៨០៥.០០០ ភាគហ៊ុន និង មានតម្លៃចារឹក ១ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន។ ក្នុងឆ្នាំ២០១៨ AUB បានបង្កើនដើមទុនចុះបញ្ជី ចំនួន ២.០០០.០០០ ដុល្លារអាមេរិក ដល់ ១៩.៨០៥.០០០ ដុល្លារអាមេរិក។ លក្ខន្តិកៈថ្មី ត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។

AUB ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ក្រោមអនុក្រឹត្យ លេខ ១៣ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ពីរាជរដ្ឋាភិបាលកម្ពុជា។ AUB ផ្តល់ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មមុខជំនាញហិរញ្ញវត្ថុនិងធនាគារ។ AUB អាចបើកសាខា មហាវិទ្យាល័យថ្មី ដេប៉ាតឺម៉ង់ថ្មី ឯកទេសកម្រិតថ្មី ឬថ្នាក់ថ្មី ប្រភេទបណ្តុះបណ្តាលថ្មី សំបូរ ឈ្មោះថ្មី និង ទីតាំងថ្មី ដោយរៀបចំសំណុំបែបបទសុំការអនុញ្ញាតពីក្រសួងអប់រំ យុវជន និង កីឡា (“MoEYS”)។

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានអនុម័តលើសំណើរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ស្តីពីការដំឡើងដើមទុនរបស់ AUB ដែលវិនិយោគដោយ AFT (អេស៊ីលីដា ហ្វាយណាន់ស្យែល ត្រាស់) នូវទឹកប្រាក់ចំនួន ១០.០០០.០០០ ដុល្លារអាមេរិក ស្មើនឹងអត្រា ២៣,៣៩១% នៃភាគហ៊ុនសរុបដែលបានចុះបញ្ជីស្មើនឹង ៦.០៤៧.០៤៦ ភាគហ៊ុនក្នុងតម្លៃ១.៦៥៣៧ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន តាមរយៈកិច្ចព្រមព្រៀងវិនិយោគភាគហ៊ុន ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ រវាងធនាគារ AUB និង AFT ។ ដូច្នេះ ភាគហ៊ុនរបស់ AUB កើនឡើងដល់ ២៩.៨០៥.០៤៦ ដុល្លារអាមេរិក ដែលធ្វើឱ្យភាពជាម្ចាស់កម្មសិទ្ធិរបស់ធនាគារនៅសល់ត្រឹម ៧៦,៦០៩០% ស្មើនឹង ១៩.៨០៥.០០០ ដុល្លារអាមេរិក។

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ AUB បានដាក់លិខិតស្នើសុំអនុម័តលើការធ្វើវិសោធនកម្មលើលក្ខន្តិកៈរបស់ខ្លួននៅក្រសួងពាណិជ្ជកម្មទាក់ទងនឹងការបង្កើនដើមទុន និងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ AUB ទទួលបានការអនុម័តពីក្រសួងពាណិជ្ជកម្ម ។

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ AUB ត្រូវបានទទួលស្គាល់ការប្រែក្លាយវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ទៅជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ក្រោម អនុក្រឹត្យលេខ២៧ អនក្រ.បក ពីរាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា (“MoEYS”) បានអនុម័តទទួលស្គាល់ការប្រែក្លាយវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា។

(ឃ) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

AMM បានចុះបញ្ជីនៅក្នុងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្រោមច្បាប់ស្តីពីវិនិយោគបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១២ ដើម្បីបំពេញសេវាផ្សេងៗ តាមលិខិតចុះបញ្ជីលេខ ១៤៣៧១៥០៩៤ និងបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣។ ឆ្នាំហិរញ្ញវត្ថុនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ AMM គិតចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣០ ខែកញ្ញា រហូតដល់ឆ្នាំ២០២១ ហើយចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣១ ខែមីនាចាប់ពីឆ្នាំ២០២២ តទៅ ដោយអនុលោមតាមលិខិតលេខ NgaKaSa/AhMaKha (១០៥/២០២១) បានចេញនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការផ្លាស់ប្តូរឆ្នាំសារពើពន្ធរបស់ប្រទេសមីយ៉ាន់ម៉ា។

AMM ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើក្នុងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយផ្តល់នូវសេវាផ្នែកមីក្រូហិរញ្ញវត្ថុមួយចំនួនជូនទីផ្សារសម្រាប់ប្រជាជន ដែលមានប្រាក់ចំណូលទាប និងធ្វើសកម្មភាពផ្សេងៗទៀត ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរត្រួតពិនិត្យផ្នែកមីក្រូហិរញ្ញវត្ថុ នៅក្នុងតំបន់ចំនួន ៤៥ ក្នុងទីក្រុង Yangon នៅក្នុងតំបន់ចំនួន ២៨ ក្នុងទីក្រុង Bago ៣ ក្នុងទីក្រុង Mon State និង ២៥ ក្នុងតំបន់ Magway។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៣. ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ (ត)

(ឃ) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា (ត)

ធនាគារ បានធ្វើការវិនិយោគដំបូងនៅ AMM ចំនួន ៩.៤១១.៧៦៥ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៣។ នៅឆ្នាំ២០១៤ ធនាគារ បានលក់ភាគហ៊ុនកាន់កាប់ទៅ (“IFC”) COFIBRED S.A and Kreditanstalt Fur Wiederaufbau (“KfW”) នូវចំនួន ៣.៦៥៩.៣៧១ ដុល្លារអាមេរិក ដែលធ្វើឱ្យចុះការវិនិយោគនៅ AMM សល់ត្រឹម ៥.៧៥២.៣៩៤ ដុល្លារអាមេរិក។

ដោយមានការសម្រេចដោយក្រុមប្រឹក្សាភិបាលរបស់ AMM នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ធនាគារ បានទិញភាគហ៊ុនធម្មតាចំនួន ៣.៦០០.០០០ (៤៥% នៃភាគហ៊ុនទាំងអស់) ពី KfW COFIBRED S.A និង IFC ក្នុងតម្លៃ ៦.១៩៣.៣២១ ដុល្លារអាមេរិក។ ការផ្ទេរភាគហ៊ុន ការតែងតាំងតំណាងភាគទុនិក និងការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាភិបាល ត្រូវបានអនុម័តដោយលេខាធិការនៃគណៈកម្មាធិការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ សាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤។

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ បានបញ្ចូលដើមទុន ចំនួន ៣.៩៦៩.៩២៣ ដុល្លារអាមេរិក ស្មើនឹង ៦.០៩៩.៣៩០.០០០ មីយ៉ាន់ម៉ាក្យាត (“MMK”) និង បានបញ្ចូលដើមទុនបន្ថែម ចំនួន ៣.៩៩៥.៣៦៧ ដុល្លារអាមេរិក ស្មើនឹង ៦.០៣៩.៣៩៦.០០០ មីយ៉ាន់ម៉ាក្យាត (“MMK”) នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ មានការកើនឡើងចំនួន ៩៩,៩៩% ជាកម្មសិទ្ធិរបស់ធនាគារ និងនៅសល់ប៉ុន្មានទៀតជាកម្មសិទ្ធិរបស់ AUB ។

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ធនាគារ បានបង់នូវទឹកប្រាក់ចំនួន ២.១៤៥ ដុល្លារអាមេរិក ឱ្យទៅ AUB ដើម្បីកាន់កាប់ភាគហ៊ុន ១០០% របស់ AMM ដែលមានទឹកប្រាក់ចំនួន ២០.១៤០.០០០.០០០ ក្យាត (ឆ្នាំ២០១៩៖ ៩៩,៩៩% នៃ ៨.០០០.០០០.០០០ ក្យាត)។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ AMM បានដាក់លិខិតស្នើសុំអាជ្ញាធរ ដើម្បីអនុម័ត MAA លើការធ្វើវិសោធនកម្មលើអនុស្សរណៈរបស់ខ្លួន។ Microfinance Business Supervisory Committee បានអនុម័តលើសំណើសុំរបស់ AMM ជាមួយនឹងលិខិតលេខ KaKa-១/៦ (៤៦៧/២០២១) ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៤. ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ

	សម្ព័ន្ធធនាគារ								
	ដីធ្លី ដុល្លារអាមេរិក	ការកែលម្អ ដីធ្លី ដុល្លារអាមេរិក	អគារ និង ការកែលម្អ ដុល្លារអាមេរិក	ការកែលម្អ លើទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	បរិក្ខាររុក្ខាប្រមូល ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ទ្រព្យសកម្មកំពុង សាងសង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម									
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	១៤.៥៤២.២៨០	១.៧៥៩.៣៨១	៩៩.១៣២.៨៧៥	១១.៤០០.៤៩១	៩៦.៩៩២.៧២១	៩៨.៧៨៣.៤៥៤	២៤.៦៨៧.២០៥	២.២១៩.៣៦៣	៣៤៩.៥១៧.៧៧០
ការទិញបន្ថែម	-	១៧.៩៥៧	-	៨០០.៤៤៣	២.០៩៦.៨៥៨	៨.៣១៨.៨៦២	២.៥៩០.៣៥៧	៤.៣៦៥.១៦៨	១៨.១៨៩.៦៤៥
ការលក់ចេញ/ការរៀបចំបញ្ជី	-	-	(៤៥៥)	(៤៩.២៧១)	(១.៣៧៩.០៣៦)	(៤.២០៧.២១៦)	(៦៤៨.៩៨០)	-	(៦.៣២៤.៩៥៥)
ការផ្ទេរ	-	-	-	៤៤៥.៤៨៤	៦៦.៧៤៤	១.៤៦២.៤៩៨	៧០.៣៣៤	(២.០៤៥.០៦០)	-
លម្អៀងពីការរួមបញ្ចូលប័ណ្ណ	-	-	-	(២៣.៦៨៣)	(៦២.៥០៩)	(៣៤២.១៨០)	(៥០.៨០៣)	(៦៣.៤៨៩)	(៥៤២.៧២៤)
និយ័តកម្ម	-	-	-	-	៤.៤០៩	១.៤១៣	(៦.៥៩៤)	(៤១.១៥០)	(៤១.៩២៦)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	១៤.៥៤២.២៨០	១.៧៧៧.៣៣៨	៩៩.១៣២.៤២០	១២.៥៣៣.៤៦៤	៩៧.៧១៩.១៨៧	១០៤.០១៦.៨៣១	២៦.៦៤១.៤៥៥	៤.៤៣៤.៨៣២	៣៦០.៧៩៧.៨០៧
ដកៈ រំលស់បង្គរ									
គិតត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤	-	៩៦២.៣១៣	៣៥.៩៤៣.៥៧៩	៦.៥១៤.៧៦៨	៦៨.១២៦.៥៧៩	៧៤.៤៥៥.៥៣៦	១៥.៧៦៨.១៣០	-	២០១.៧៧០.៩០៥
រំលស់ក្នុងការិយបរិច្ឆេទ	-	៥២.៦៤៧	៣.៤៧៥.១៣៣	១.៣៨៤.២៧៨	៧.៣៣៦.៦៤០	៥.២១៧.៩៩៦	១.៥១០.៦០០	-	១៨.៩៧៧.២៩៤
ការលក់ចេញ/ការរៀបចំបញ្ជី	-	-	(៤៥៥)	(៤៧.១១១)	(១.៣៦៤.៩៤៩)	(៤.២០៥.២២៤)	(៦៤៨.៩៨០)	-	(៦.៣០៦.៧១៩)
លម្អៀងពីការរួមបញ្ចូលប័ណ្ណ	-	(៧)	(២.៨៧៧)	(២០.៨៤៧)	(៥៦.៤៤១)	(២៥៩.១១១)	(៣៤.៩១៤)	-	(៣៧៤.២០១)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	-	១.០១៤.៩៥៣	៣៥.៤១៥.៣៨០	៧.៧៩១.០៨៨	៧៤.០៤១.៨២៩	៧៥.២០៩.១៩៧	១៦.៥៩៤.៨៣៦	-	២១៤.០៦៧.២៧៩
តម្លៃយោង	១៤.៥៤២.២៨០	២.៧៩២.២៩១	១៣៣.៥៣៧.៨០០	២០.៣២៤.៥៥២	១៧៣.៧៦៥.០១៦	១៨០.២២៦.០២៨	៤៣.២៦៦.២៩១	៤.៤៣៤.៨៣២	៣៧៦.៧៣០.៥២៨
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៥៩.០៥៦.១៩៩	៣.០៩៦.០៤៥	២៤២.៥១០.៨៩៩	១៩.២៥៨.៧៨៩	៩៦.១៥៣.៧៥១	១១៦.៩៨៧.៨០២	៤០.៧៩៩.៣៣៦	១៨.០០៩.៨៥៣	៥៩៥.៨៧២.៦៧៤

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ទ្រព្យសម្បត្តិ និងបរិក្ខារដែលរំលស់អស់ទាំងស្រុងតាមថ្លៃដើមប្រវត្តិសាស្ត្រសរុបមានចំនួន ១២៥.៥៣០.៤៣៤ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ១៣០.៣៣២.៣៦៨ ដុល្លារអាមេរិក) នៅតែកំពុងប្រើប្រាស់ ដោយសម្ព័ន្ធធនាគារ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៤. ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ (ត)

	សម្ព័ន្ធធនាគារ								
	ដីធ្លី ដុល្លារអាមេរិក	ការកែលម្អ ដីធ្លី ដុល្លារអាមេរិក	អគារ និង ការកែលម្អ ដុល្លារអាមេរិក	ការកែលម្អ លើទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ទ្រព្យសកម្មកំពុង សាងសង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម									
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	១៤.៥៤២.២៨០	១.៧៥៩.៣៨១	៩៩.០៤២.៥៧០	៩.៦៥៣.០៥៧	៨៣.៤១៣.៣១៣	៩០.៣៧២.៦៨៧	២១.៨៨០.៨១៥	២.៦៤៧.២៥៩	៣២៣.៧១១.៣៦២
ការទិញបន្ថែម	-	-	៣៦.៩៦៣	៧៩០.២២៩	១៣.៤៨៩.៧២៨	៨.៣៨៣.៧៥៨	៣.៥៨៩.៩៨៤	១.៧៤១.៣៣២	២៨.០៣១.៩៩៤
ការលក់ចេញ/ការផ្សេងចេញពីបញ្ជី	-	-	(៣៥៩)	(១៤៩.៨៥៧)	(១.១៧២.៦៥០)	(១.១៧៧.០១៤)	(៦៦៩.៩២៣)	-	(៣.១៦៩.៨០៣)
ការផ្ទេរ	-	-	៥០.០០០	៥៩៣.២៤៣	៩១.៩៩០	៨៥៩.៨៣០	៩.៦៣៦	(១.៦០៤.៦៥៩)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(៥៨.៨១២)	(១៣៧.៤៣៦)	(៧៦២.៩៨២)	(៩៨.៣១៧)	(២៣.៤៧៦)	(១.០៨១.០២៣)
និយ័តកម្ម	-	-	-	-	១២.៥៩៤	៥	-	(៣៧៧.២៦២)	(៣៦៤.៦៦៣)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	១៤.៥៤២.២៨០	១.៧៥៩.៣៨១	៩៩.១២៩.១៧៤	១០.៨២៧.៤៦០	៩៦.០៩៧.៤៩៩	៩៧.៦៧៦.២៨៤	២៤.៧១២.១៩៥	២.៣៨៣.១៩៤	៣៤៧.១២៧.៨៦៧
ដកៈ រំលស់បង្កើន									
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	-	៨៩៦.៦០៣	៣១.៣១៥.៨៤៤	៥.២០៦.៤០៤	៦១.០៤៧.៨០២	៦៩.៨៨៥.៣១៨	១៥.១៣៨.៦៨២	-	១៨៣.៤៩០.៦៥៣
រំលស់ក្នុងការិយបរិច្ឆេទ	-	៤៩.១៥៤	៣.៤៦៣.៨៥០	១.១៥៥.០១៥	៦.៤០១.៧០៣	៥.០៤៥.៧៧០	១.៣៨៩.០៩១	-	១៧.៥០៤.៥៨៣
ការលក់ចេញ/ការផ្សេងចេញពីបញ្ជី	-	-	(៣៥៩)	(១៤៣.៥៧៩)	(១.១៥៦.១២២)	(១.១៧៥.៨៨១)	(៦៦៧.១១៥)	-	(៣.១៤៣.០៥៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៧)	(៣.១០៥)	(៥០.៥៥២)	(១២៩.១២៣)	(៥៨៦.០៩៧)	(៩២.៧៧៣)	-	(៨៦១.៦៥៧)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	-	៩៤៥.៧៥០	៣៨.៧៧៦.២៣០	៦.១០៧.២៨៨	៦៦.១៦៥.២៦០	៧៣.១៦៩.១១០	១៥.៧៦៧.៨៨៥	-	១៩៦.៩៩០.៥២៣
តម្លៃយោង	១៤.៥៤២.២៨០	៨១៣.៦៣១	៦០.៣៥២.៩៤៤	៤.៦៦០.៥៧២	២៩.៩៣២.២៣៩	២៤.៥០៧.១៧៤	៨.៩៤៤.៣១០	២.៣៨៣.១៩៤	១៥០.១៣៧.៣៤៤
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៥៩.៩៤៣.២៧៨	៣.៣៥៣.៧៨៧	២៦៥.២៦២.៨៣៥	១៩.២១០.៨៧៨	១២៣.៣៨៤.៨១១	១០១.០១៨.៥៧១	៣៦.៨៦៨.៤៤៦	៩.៨២៣.៥២៦	៦១៨.៨៦៦.១៣២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៤. ទ្រព្យ និងបរិក្ខារ-សុទ្ធ (ត)

	ធនាគារ								
	ដីធ្លី ដុល្លារអាមេរិក	កាត់កលម្ហូ ដីធ្លី ដុល្លារអាមេរិក	អគារនិង កាត់កលម្ហូ ដុល្លារអាមេរិក	កាត់កលម្ហូ លើទ្រព្យរដ្ឋ ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	ទ្រព្យសកម្មកំពុង សាងសង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម									
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២.៣២៨.៣៤៤	២៨២.៧២៦	៧៧.១៩៦.៤១១	១០.៩៣២.១៧៩	៩៤.៩១៥.៤៦៤	៩៣.០២៥.៤៤៤	២៣.៧៤១.៤៣៣	១.៣១៦.០៤១	៣០៣.៧៣៨.៤៤២
ការទិញបន្ថែម	-	-	-	៧៦៤.០៤៧	២.០២៥.៣៣០	៦.៧៧៩.៤១២	២.៣៤៥.៩៣៩	៣.៣០០.៩៨៧	១៥.២១៥.៧១៥
ការលក់ចេញ/ការរួមចំណែកពីបញ្ជី	-	-	(៤៥៥)	(៧៨.៥៥៤)	(១.៣៥១.៦៨៣)	(៤.១៩៦.៣១៩)	(៦៤៨.៩៨០)	-	(៦.២៧៥.៩៩១)
ការផ្ទេរ	-	-	-	៤៤៥.៤៨៤	៦៦.៧៤៤	៦២២.៦៦៥	៧០.៣៣៤	(១.២០៥.២២៧)	-
និយ័តកម្ម	-	-	-	-	៤.៤០៩	១.៤១៣	(៦.៥៩៤)	(៤១.១៥០)	(៤១.៩២៦)
គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤	២.៣២៨.៣៤៤	២៨២.៧២៦	៧៧.១៩៥.៩៥៦	១២.០៦៣.១៥៦	៩៥.៦៦០.៦៦៤	៩៦.២៣៣.០១៥	២៥.៥០២.១២៨	៣.៣៧០.៦៥១	៣១២.៦៣៦.៦៤០
ដកៈ រំលស់បង្ក									
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	-	១៧៥.០៧២	៣២.១៤៨.៨៣៨	៦.១០៤.០២៦	៦៦.៣៦១.៦៥១	៧០.១៥៣.៣២៤	១៥.០៨៦.៧៧១	-	១៩០.០២៩.៦៨២
រំលស់ក្នុងការិយបរិច្ឆេទ	-	៦.៩១៨	២.៩២៣.៨១៣	១.៣៧០.០៤២	៧.២៦៥.៦៩៤	៤.៦០៩.៣៤៧	១.៤៤៣.៥៤៩	-	១៧.៦១៩.៣១៣
ការលក់ចេញ/ការរួមចំណែកពីបញ្ជី	-	-	(៤៥៥)	(៧៦.៣៩៤)	(១.៣៣៩.៨២៥)	(៤.១៩៤.៩១៤)	(៦៤៨.៩៨០)	-	(៦.២៦០.៥៦៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៧)	(២.៨៧៧)	(១.១០៧)	(៦.១១៥)	(៤.៣៨៩)	(១.២២៣)	-	(១៥.៧១៤)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	-	១៨១.៩៨៣	៣២.០៦៩.៣១៩	៧.៣៩៦.៥៦៧	៧៦.២៨១.៤០៥	៧០.៥៦៣.៣៦៨	១៥.៨៨០.១១៧	-	២០១.៣៧២.៧៥៩
តម្លៃយោង	២.៣២៨.៣៤៤	១០០.៧៤៣	៤៥.១២៦.៦៣៧	៤.៦៦៦.៥៨៩	២៣.៣៧៩.២៥៩	២៥.៦៦៩.៦៤៧	៩.៦២២.០១១	៣.៣៧០.៦៥១	១១១.២៦៣.៨៨១
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៩.៤៥៥.៤០៥	៤០៩.១១៧	១៧១.០៧៦.២៧៣	១៨.៩៥១.០១៨	៩៤.៩៤៣.១៧១	១០៤.២៤៤.៤៣៦	៣៩.០៧៤.៩៨៧	១៣.៦៨៤.២១៤	៤៥១.៨៤២.៦២១

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ទ្រព្យសម្បត្តិ និងបរិក្ខារ ដែលរំលស់អស់ទាំងស្រុងតាមថ្លៃដើមប្រវត្តិសាស្ត្រសរុបមានចំនួន ១២០.៦៧៧.៨៧៣ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ១២៤.១១៧.២៧១ ដុល្លារអាមេរិក) នៅតែកំពុងប្រើប្រាស់ដោយធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៤. ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ (ត)

	ធនាគារ							ទ្រព្យសកម្មកំពុងសាងសង់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
	ដីធ្លី ដុល្លារអាមេរិក	កាត់កលម្ភ ដីធ្លី ដុល្លារអាមេរិក	អគារ និង កាត់កលម្ភ ដុល្លារអាមេរិក	កាត់កលម្ភ លើទ្រព្យរដ្ឋល ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក		
ថ្លៃដើម									
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	២.៣២៨.៣៤៤	២៨២.៧២៦	៧៧.១១៦.២០៨	៩.១៣៤.៩៧១	៤១.៧៤៧.២១៧	៤៤.៦០១.៩០៣	២១.០១០.០៨៤	២.៤៩២.៨៨៧	២៧៨.៧១៤.៣៤០
ការទិញបន្ថែម	-	-	៣០.២៧៦	៧៧៩.៤០៣	១៣.៣៧៣.៩៣១	៤.១៣០.១៦១	៣.៣៧២.៤៣៧	៦៨៤.២៨៨	២៦.៣៧០.៤៩៦
ការលក់ចេញ/ការដកចេញពីបញ្ជី	-	-	(៣៥៩)	(១៣៤.៨៥៣)	(១.១៥៣.៥៤៤)	(១.១៦៩.៦៥៦)	(៥៩៣.៩២៣)	-	(៣.០៥២.៣៧៥)
ការផ្ទេរ	-	-	៥០.០០០	៥៩១.២៧១	៧៩.៦៥៩	៧៧២.៩០២	-	(១.៤៩៣.៨៣២)	-
និយ័តកម្ម	-	-	-	-	១២.៥៩៤	៥	-	(៣៧៧.២៦២)	(៣៦៤.៦៦៣)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	២.៣២៨.៣៤៤	២៨២.៧២៦	៧៧.១៩៦.១២៥	១០.៣៧០.៧៩២	៩៤.០៥៩.៤១៧	៩២.៣៣៥.៣១៥	២៣.៧៨៤.៥៩៤	១.៣០៦.០៨១	៣០១.៦៦៧.៧៩៤
ដក៖ រំលស់បង្គរ									
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	-	១៦៥.៨៦៥	២៨.២៥៦.២៥៤	៤.៧៦១.៩៨៦	៥៩.២៧០.៧៥០	៦៥.៦០៤.៥១៣	១៤.៣៦៨.៩៣៧	-	១៧២.៤២៨.៣០៩
រំលស់ក្នុងការិយបរិច្ឆេទ	-	៦.៨៩៣	២.៩១៤.២៦៤	១.១៣៨.៧១៥	៦.៣១៧.០៦៨	៤.៦៦៥.០៥៨	១.៣៤០.៥៦៤	-	១៦.៣៨២.៥៦២
ការលក់ចេញ/ការដកចេញពីបញ្ជី	-	-	(៣៥៩)	(១២៩.៤១១)	(១.១៤០.៤៣២)	(១.១៦៨.៧១០)	(៥៩១.៩២៥)	-	(៣.០៣០.៨៣៧)
លម្អៀងពីការប្តូរធុនបំណុល	-	(៧)	(៣.១០៥)	(៩៨២)	(៦.៣០៧)	(៣.៩៨១)	(១.២០៥)	-	(១៥.៥៨៧)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	-	១៧២.៧៥១	៣១.១៦៧.០៥៤	៥.៧៧០.៣០៤	៦៤.៤៤១.០៧៩	៦៥.០៩៦.៨៨០	១៥.១១៦.៣៧១	-	១៨៥.៧៦៤.៤៤៧
តម្លៃយោង	២.៣២៨.៣៤៤	១០៩.៩៧៥	៤៦.០២៩.០៦៧	៤.៦០០.៤៨៨	២៩.៦១៨.៣៣៨	២៦.២៣៨.៤៣៥	៨.៦៧២.២២៧	១.៣០៦.០៨១	១១៥.៩០៣.៣៤១
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៩.៥៩៧.៤៣៤	៤៥៣.៣១៧	១៨៩.៧៣១.៤១៤	១៨.៩៦៣.១៩៥	១២២.០៨៤.៤៣៤	៩៥.៧៨៤.៨២៩	៣៥.៧៤៦.៩២០	៥.៣៨៣.៦៦៦	៤៧៧.៧៥៣.៦១៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៤. ទ្រព្យសម្បត្តិ និងបរិក្ខារ-សុទ្ធ (ត)

បម្រែបម្រួលសាច់ប្រាក់ប្រើប្រាស់សម្រាប់ទិញទ្រព្យសម្បត្តិ និងបរិក្ខារ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា
	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ការទិញបន្ថែម	១៤.១៨៩.៦៤៥	២៤.០៣១.៩៩៤	៧៤.២១៣.៧៥២	១១៥.១២៧.៣៩៩	១៥.២១៥.៧១៥	២៦.៣៧០.៤៩៦	៦២.០៨០.១១៧	១០៨.៣០៣.៦២៧
ការយថុះ/(កើនឡើង) គណនីត្រូវសងសម្រាប់ចំណាយលើទ្រព្យសម្បត្តិ និងបរិក្ខារ	(១.៥៨៥.៤៩៣)	១៣៩.២២២	(៦.៤៧០.៤៤៤)	៥៧១.៧៤៥	៩៣.១០៥	១២៩.៣១៦	៣៧៩.៨៦៩	៥៣១.១០១
សាច់ប្រាក់ប្រើប្រាស់សម្រាប់ទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១៦.៦០៣.៧៥២	២៤.១៧១.២១៦	៦៧.៧៤៣.៣០៨	១១៥.៦៩៩.១៤៤	១៥.៣០៨.៨២០	២៦.៥០០.៨១២	៦២.៤៥៩.៩៨៦	១០៨.៨៣៤.៧២៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៥. ទ្រព្យសកម្មអរូបី-សុទ្ធ

	សម្ព័ន្ធធនាគារ			ធនាគារ		
	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ការងារកំពុងដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ការងារកំពុងដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម						
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៤០.៤៩៨.៥៨៥	២.៧៣០.៧១៨	៤៣.២២៩.៣០៣	៣៨.១៥៣.៧៥០	២.២៨៨.០១៧	៤០.៤៤១.៧៦៧
ការទិញបន្ថែម	៨.២៧៩.២៣៤	១.២២៣.៩៧៤	៩.៥០៣.២០៨	៨.០៩៧.៦៣៨	៧០៦.០៥៥	៨.៨០៣.៦៩៣
ការលក់ចេញ/ការផ្សេងៗចេញពីបញ្ជី	(២.៥៥៦)	-	(២.៥៥៦)	(២.៥៥៦)	-	(២.៥៥៦)
ការផ្ទេរ	១.២៩៤.៤៤០	(១.២៩៤.៤៤០)	-	៣៦៥.៤៤០	(៣៦៥.៤៤០)	-
លម្អៀងពីការស្តុកប្រាក់ប័ណ្ណ	(១៦០.៩៩៧)	(៣១.១១៥)	(១៩២.១១២)	-	-	-
និយ័តកម្ម	-	(៦២២.៥៦៣)	(៦២២.៥៦៣)	-	(៦២២.៥៦៣)	(៦២២.៥៦៣)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	៤៩.៩០៨.៧០៦	២.០០៦.៥៧៤	៥១.៩១៥.២៨០	៤៦.៦១៤.២៧២	២.០០៦.០៦៩	៤៨.៦២០.៣៤១
ដក៖ រំលស់បង្កើន						
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៣២.៤៥៨.២៨៥	-	៣២.៤៥៨.២៨៥	៣០.៦១២.៣១២	-	៣០.៦១២.៣១២
រំលស់ក្នុងការិយបរិច្ឆេទ	៣.១៣៩.៤៤២	-	៣.១៣៩.៤៤២	២.៩៨៨.២៧៣	-	២.៩៨៨.២៧៣
ការលក់ចេញ/ការផ្សេងៗចេញពីបញ្ជី	(២.៥៥៦)	-	(២.៥៥៦)	(២.៥៥៦)	-	(២.៥៥៦)
លម្អៀងពីការស្តុកប្រាក់ប័ណ្ណ	(១២៩.១៣៤)	-	(១២៩.១៣៤)	(១.៧៧៤)	-	(១.៧៧៤)
និយ័តកម្ម	(៥៣៨.៧៣៣)	-	(៥៣៨.៧៣៣)	(៥៣៨.៧៣៣)	-	(៥៣៨.៧៣៣)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	៣៤.៩២៧.៣០០	-	៣៤.៩២៧.៣០០	៣៣.០៥៧.៥១៨	-	៣៣.០៥៧.៥១៨
តម្លៃយោង	១៤.៩៨១.៤០៦	២.០០៦.៥៧៤	១៦.៩៨៧.៩៨០	១៣.៥៥៦.៧៥៤	២.០០៦.០៦៩	១៥.៥៦២.៨២៣
សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៥)	៦០.៨៣៩.៤៩០	៨.១៤៨.៦៩៧	៦៨.៩៨៨.១៨៧	៥៥.០៥៣.៩៧៨	៨.១៤៦.៦៤៦	៦៣.២០០.៦២៤

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ទ្រព្យសកម្មអរូបីរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលមានថ្លៃដើមប្រវត្តិសាស្ត្រចំនួន ២៥.៦៥៥.៨៧៤ ដុល្លារអាមេរិក និង ២៤.១៩៤.៩៦១ ដុល្លារអាមេរិករៀងគ្នា (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ២៥.១០១.៥៤៦ ដុល្លារអាមេរិក និង ២៣.៦៣៩.៨៧២ ដុល្លារអាមេរិក) ដែលបានរំលស់ទាំងស្រុងនៅតែកំពុងបន្តប្រើប្រាស់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៥. ទ្រព្យសកម្មអរូបី-សុទ្ធ (ត)

	សម្ព័ន្ធធនាគារ			ធនាគារ		
	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ការងារកំពុងដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្មវិធីកុំព្យូទ័រ ដុល្លារអាមេរិក	ការងារកំពុងដំណើរការ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ថ្លៃដើម						
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៣៩.៣៨២.៩៥៣	២.៤៨៤.៣៥៤	៤១.៨៦៧.៣០៧	៣៧.១៤០.៤៧៤	២.២៦១.៣២៩	៣៩.៤០១.៨០៣
ការទិញបន្ថែម	១.០៨១.៩៤២	១.២៦០.៤៥០	២.៣៤២.៣៩២	៨៧៧.៣៨៥	៨៩៣.៩៧៦	១.៧៧១.៣៦១
ការលក់ចេញ	(៥០.៤៤៧)	-	(៥០.៤៤៧)	(៥០.៤៤៧)	-	(៥០.៤៤៧)
ការផ្ទេរចេញ	៩៩៩.៣៤០	(៩៩៩.៣៤០)	-	៨៦៣.៧៧២	(៨៦៣.៧៧២)	-
លម្អៀងពីការស្តុកប្រាក់ប័ណ្ណ	(៣៣២.៧៧៦)	(៣៣.៩១៦)	(៣៦៦.៦៩២)	-	-	-
និយ័តកម្ម	-	(៩៧.៦០០)	(៩៧.៦០០)	-	(៩៧.៦០០)	(៩៧.៦០០)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	៤១.០៨១.០៥២	២.៦១៣.៩០៨	៤៣.៦៩៤.៩៦០	៣៨.៨៣១.១៨៤	២.១៩៣.៩៣៣	៤១.០២៥.១១៧
ដក៖ រំលស់បង្ក						
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៣០.៩៧០.៧៦៦	-	៣០.៩៧០.៧៦៦	២៩.០៨៣.៣៧៩	-	២៩.០៨៣.៣៧៩
រំលស់ក្នុងការិយបរិច្ឆេទ	២.០២៩.៩៧០	-	២.០២៩.៩៧០	១.៨៧៦.៣៤២	-	១.៨៧៦.៣៤២
ការលក់ចេញ	(៥០.៤៤៧)	-	(៥០.៤៤៧)	(៥០.៤៤៧)	-	(៥០.៤៤៧)
លម្អៀងពីការស្តុកប្រាក់ប័ណ្ណ	(២៩៩.៦៤៤)	-	(២៩៩.៦៤៤)	(២.០២០)	-	(២.០២០)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	៣២.៦៥០.៦៤១	-	៣២.៦៥០.៦៤១	៣០.៩០៧.២៥៤	-	៣០.៩០៧.២៥៤
តម្លៃយោង	៨.៤៣០.៤១១	២.៦១៣.៩០៨	១១.០៤៤.៣១៩	៧.៩២៣.៩៣០	២.១៩៣.៩៣៣	១០.១១៧.៨៦៣
សមមូលនឹងពាន់រៀល(កំណត់សម្គាល់ ៥)	៣៤.៧៥០.១៥៤	១០.៧៧៤.៥២៩	៤៥.៥២៤.៦៨៣	៣២.៦៦២.៤៣៩	៩.០៨៧.៨៦៦	៤១.៧៥០.៣០៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៥. ទ្រព្យសកម្មអរូបី-សុទ្ធ (ត)

បម្រែបម្រួលសាច់ប្រាក់ប្រើប្រាស់សម្រាប់ ទិញទ្រព្យសកម្មអរូបី៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ការទិញបន្ថែម	៩.៥០៣.២០៨	២.៣៤២.៣៩២	៣៨.៧៧៣.០៨៩	៩.៦២០.២០៤	៨.៨០៣.៦៩៣	១.៧៧១.៣៦១	៣៥.៩១៩.០៦៧	៧.២៧៤.៩៨០
ការយថុះ / (កើនឡើង) គណនីត្រូវសងសម្រាប់ទ្រព្យសកម្មអរូបី	(៤.៦២០.៩៤៧)	-	(១៨.៨៥៣.៤៦៤)	-	(៤.៤៣៩.៣៥១)	-	(១៨.១១២.៥៥២)	-
សាច់ប្រាក់ប្រើប្រាស់សម្រាប់ទិញទ្រព្យសកម្មអរូបី	<u>៤.៨៨២.២៦១</u>	<u>២.៣៤២.៣៩២</u>	<u>១៩.៩១៩.៦២៥</u>	<u>៩.៦២០.២០៤</u>	<u>៤.៣៦៤.៣៤២</u>	<u>១.៧៧១.៣៦១</u>	<u>១៧.៨០៦.៥១៥</u>	<u>៧.២៧៤.៩៨០</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៦. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម-សុទ្ធ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	៣៥.១៩៥.៣៤៦	៣២.៤១០.៣០៣	១៤២.៩២៨.៣០០	១៣២.៣៩៦.០៨៨	៣៣.៣៥០.៧៦៩	៣០.៤៥២.៤១៣	១៣៥.៤៣៧.៤៧៣	១២៦.០៣២.១០៧

សម្ព័ន្ធធនាគារ និងធនាគារ ជួលការិយាល័យ និងរថយន្តសម្រាប់ប្រតិបត្តិការរបស់ខ្លួន ។ ព័ត៌មានអំពីកិច្ចសន្យាជួល ដែលសម្ព័ន្ធធនាគារ និងធនាគារជាភតិកៈ ត្រូវបានបង្ហាញដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៣២.៤១០.៣០៣	២៨.៧៨៥.៤០៥	១៣២.៣៩៦.០៨៨	១១៨.៥១១.១៥៩	៣០.៤៥២.៤១៣	២៦.៥២៥.៦៨៧	១២៦.០៣២.១០៧	១០៩.២០៦.២៥៣
ការនិញបន្ថែមក្នុងការិយបរិច្ឆេទ	១៣.៨៥០.៦៩២	១២.៩៩៩.៣៦៤	៥៦.៥១០.៨២៣	៥៣.៣៨៨.៣៨៨	១៣.៣៨៣.៩១៤	១២.៥៥៩.៥៤៥	៥៤.៦០៦.៣៦៩	៥១.៥៨២.២១៦
រំលស់ក្នុងការិយបរិច្ឆេទ	(៩.៦១៨.០១៨)	(៩.០៦៧.០១២)	(៣៩.២៤១.៥១៣)	(៣៧.២៣៨.២១៤)	(៩.២៧៧.៥៨៣)	(៨.៧១៤.៧៥៩)	(៣៧.៨៥២.៥៣៩)	(៣៥.៧៩១.៥១៥)
ការបញ្ចប់ភតិសន្យាក្នុងការិយបរិច្ឆេទ	(១.៦៣១.៧៨៥)	(៦៣៣.២២៤)	(៦.៦៥៧.៦៨៣)	(២.៦០០.៦៥១)	(១.៦៣៣.២១៧)	(៦៣២.៧១២)	(៦.៦៦៣.៥២៥)	(២.៥៩៨.៥៤៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	១៨៤.១៥៤	(៨៤២.៩៧៣)	៧៥១.៣៤៨	(៣.៤៦២.០៩០)	២៥.២៤២	(៧.៦៥៩)	១០២.៩៨៧	(៣១.៤៥៦)
លម្អៀងពីអត្ថប្រយោជន៍	-	-	(៨៣០.៧៦៣)	១៨០.៧៧១	-	-	(៧៨៧.៩២៦)	១៨០.៦៩៥
នាចុងការិយបរិច្ឆេទ	៣៥.១៩៥.៣៤៦	៣១.២៤១.៩៦០	១៤២.៩២៨.៣០០	១២៨.៧៧៩.៣៥៥	៣៣.៣៥០.៧៦៩	២៩.៧៣០.១៤២	១៣៥.៤៣៧.៤៧៣	១២២.៥៤៧.៦៤៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៦. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម-សុទ្ធ(ត)

សម្ព័ន្ធធនាគារ និងធនាគារ ជួលការិយាល័យ និងរថយន្តសម្រាប់ប្រតិបត្តិការរបស់ខ្លួន ។ ព័ត៌មានអំពីកិច្ចសន្យាជួល ដែលសម្ព័ន្ធធនាគារ និងធនាគារជាតិក៏: ត្រូវបានបង្ហាញដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៣៤.៧៩៦.៣៦៩	២៤.៥២៣.២១៤	១៤៣.០១៣.០៧៧	១១៧.៨០០.៨៩០	៣៣.២៣៥.៣១៣	២៧.១២៩.៨៤៤	១៣៦.៥៩៧.១៣៦	១១២.០៤៦.២៥៦
ការទិញនូវក្នុងការិយបរិច្ឆេទ	៣.៦៣៣.៤០៧	៥.៩១៤.៥៤៣	១៤.៨៥៣.៣៦៤	២៤.៤៥៥.៥៤៥	៣.២៥៦.៥៤៤	៥.៥៩៤.០៦៤	១៣.៣១២.៩១៥	២៣.១៣១.២១៧
រំលស់ក្នុងការិយបរិច្ឆេទ	(៣.២៥៣.២២៤)	(៣.០៩៧.៧៩៣)	(១៣.២៩៩.១៩៦)	(១២.៨០០.០៨១)	(៣.១៣៩.៧៥០)	(២.៩៨២.៤២៤)	(១២.៨៣៥.២៩៤)	(១២.៣២៣.៣៧៦)
ការបញ្ចប់ភតិសន្យាក្នុងការិយបរិច្ឆេទ	(១៤.០២៤)	(១៧.០១០)	(៥៧.៣៤៦)	(៧០.២៨៥)	(១៤.០២៤)	(១៧.០៤៣)	(៥៧.៣៤៦)	(៧០.៤២២)
លម្អៀងពីការបញ្ចប់ភតិសន្យា	៣២.៨២៦	(៨៥.០៣៤)	១៣៤.១៩៣	(៣៥១.៣៧៧)	១២.៦៥០	១.៦៩៧	៥១.៧១៣	៧.០១២
លម្អៀងពីអត្ថប្រយោជន៍ប្រាក់	-	-	(១.៧១៥.៧៩៦)	(២៥៥.៣៧៣)	-	-	(១.៦៣១.៦៤៧)	(២៤៣.០៤២)
នាចុងការិយបរិច្ឆេទ	៣៥.១៩៥.៣៤៦	៣១.២៤១.៩៦០	១៤២.៩២៤.៣០០	១២៤.៧៧៩.៣៤៩	៣៣.៣៥០.៧៦៩	២៩.៧៣០.១៤២	១៣៥.៤៣៧.៤៧៣	១២២.៥៤៧.៦៤៥

សម្រាប់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ព័ន្ធធនាគារ និងធនាគារបានទទួលស្គាល់ការចំណាយទាក់ទងនឹង ការទូទាត់ភតិសន្យារយៈពេលខ្លីចំនួន ១.៩៩០ ដុល្លារអាមេរិក និងគ្មាន រៀងគ្នា (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣៖ សម្ព័ន្ធធនាគារ និងធនាគារបានទទួលស្គាល់ការចំណាយទាក់ទងនឹង ការទូទាត់ភតិសន្យាអចេរចំនួន ១៦.៧៩២ ដុល្លារអាមេរិក និង ៣៧៣ ដុល្លារអាមេរិករៀងគ្នា)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៦. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម-សុទ្ធ(ត)

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណាយរំលស់	៩.៦១៤.០១៤	៩.០៦៧.០១២	៣៩.២៤១.៥១៣	៣៧.២៣៤.២១៤	៩.២៧៧.៥៤៣	៨.៧១៤.៧៥៩	៣៧.៤៥២.៥៣៩	៣៥.៧៩១.៥១៥
ការប្រាក់លើបំណុលគតិសន្យា	១.៥៦១.២៦១	១.៤០០.៦៣៥	៦.៣៦៩.៩៤៥	៥.៧៥២.៤០៨	១.៤៥៣.៩៨២	១.២៩៤.៩៤៧	៥.៩៣២.២៤៧	៥.៣១៤.៣៤៧
ចំណេញពីការបុរេគតិសន្យាមុនពេលកំណត់	(១៣១.៣៣៤)	(៩០.៦១៧)	(៥៣៥.៤៨៣)	(៣៧២.១៦៤)	(១២២.៧០៩)	(៧១.១៦៩)	(៥០០.៦៥៣)	(២៩២.២៩១)
	១១.០៤៣.៩៤១	១០.៣៦៧.០៣០	៤៥.០៧៥.៦១៥	៤២.៦១៤.៤៦២	១០.៦០៨.៨២៦	៩.៩៣៥.៥៣៧	៤៣.២៨៤.១៣៣	៤០.៨១៧.៥៧១

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណាយរំលស់	៣.២៥៣.២២៤	៣.០៩៧.៧៩៣	១៣.២៩៩.១៩៦	១២.៤០០.០៤១	៣.១៣៩.៧៥០	២.៩៨២.៤២៤	១២.៤៣៥.២៩៨	១២.៣២៣.៣៧៦
ការប្រាក់លើបំណុលគតិសន្យា	៥៣៣.៧៩០	៤៨៩.១៧៤	២.១៨២.១៣៤	២.០២១.២៨៣	៤៩៦.៧៥២	៤៥៣.៣៤៥	២.០៣០.៧២២	១.៨៧៣.២២២
ចំណេញពីការបុរេគតិសន្យាមុនពេលកំណត់	(៩.៩៧៧)	(១៤.០៦៤)	(៤០.៧៨៦)	(៥៨.១២៩)	(៩.៩៧៧)	(៧.៤៦៤)	(៤០.៧៨៦)	(៣២.៥១១)
	៣.៧៧៧.០៤១	៣.៥៧២.៩០៣	១៥.៤៤០.៥៤៤	១៤.៣៦៣.២៩៥	៣.៥២៦.៥២៥	៣.៤២៧.៩០១	១៤.៤២៥.២៣៤	១៤.១៦០.០៨៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៧. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្មពន្ធពន្យារ	៤.០៨៨.៩៩៨	៤.០៦៩.៣៨០	១៦.៦០៥.៤២១	១៦.៦២៣.៤១៧	-	-	-	-
បំណុលពន្ធពន្យារ	(៣.១៩៦.៣០៥)	(២.៧១៦.៧៥៤)	(១២.៩៨០.១៩៥)	(១១.០៩៧.៩៤០)	-	-	-	-
ទ្រព្យសកម្មពន្ធពន្យារសុទ្ធ	៨៩២.៦៩៣	១.៣៥២.៦២៦	៣.៦២៥.២២៦	៥.៥២៥.៤៧៧	-	-	-	-
ទ្រព្យសកម្មពន្ធពន្យារ	១៨.៥៨០.៨៣៩	៣៤.៧៩៣.៩៣៩	៧៥.៤៥៦.៧៨៧	១៤២.១៣៣.២៤១	១៨.៥៨០.៨៣៩	៣៤.៧៩៣.៩៣៩	៧៥.៤៥៦.៧៨៧	១៤២.១៣៣.២៤១
បំណុលពន្ធពន្យារ	(៤៩.៣៣៣.៦៩៩)	(៦១.៥៧៥.៩៨៤)	(២០០.៣៤៤.១៥១)	(២៥១.៥៣៧.៨៩៥)	(៤៩.៣៣៣.៦៩៩)	(៦១.៥៧៥.៩៨៤)	(២០០.៣៤៤.១៥១)	(២៥១.៥៣៧.៨៩៥)
បំណុលពន្ធពន្យារសុទ្ធ	(៣០.៧៥២.៨៦០)	(២៦.៧៨២.០៤៥)	(១២៤.៨៨៧.៣៦៤)	(១០៩.៤០៤.៦៥៤)	(៣០.៧៥២.៨៦០)	(២៦.៧៨២.០៤៥)	(១២៤.៨៨៧.៣៦៤)	(១០៩.៤០៤.៦៥៤)
សរុបទ្រព្យសកម្មពន្ធពន្យារ	២២.៦៦៩.៨៣៧	៣៤.៨៦៣.៣១៩	៩២.០៦២.២០៨	១៥៨.៧៥៦.៦៥៤	១៨.៥៨០.៨៣៩	៣៤.៧៩៣.៩៣៩	៧៥.៤៥៦.៧៨៧	១៤២.១៣៣.២៤១
សរុបបំណុលពន្ធពន្យារ	(៥២.៥៣០.០០៤)	(៦៤.២៩២.៧៣៤)	(២១១.៣២៤.៣៤៦)	(២៦២.៦៣៥.៤៣៥)	(៤៩.៣៣៣.៦៩៩)	(៦១.៥៧៥.៩៨៤)	(២០០.៣៤៤.១៥១)	(២៥១.៥៣៧.៨៩៥)
សរុបបំណុលពន្ធពន្យារសុទ្ធ	(២៩.៨៦០.១៦៧)	(២៩.៤២៩.៤១៥)	(១២១.២៦២.១៣៨)	(១០៣.៨៧៩.១៧៧)	(៣០.៧៥២.៨៦០)	(២៦.៧៨២.០៤៥)	(១២៤.៨៨៧.៣៦៤)	(១០៩.៤០៤.៦៥៤)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៧. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ (ត)

បម្រែបម្រួលនៃទ្រព្យសកម្មពន្ធពន្យារ/(បំណុលពន្ធពន្យារ) សុទ្ធសម្រាប់ការិយបរិច្ឆេទ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	(២៥.៤២៩.៤១៩)	(១.១៣៧.៤៥៧)	(១០៣.៨៧៩.១៧៧)	(៤.៦៨៤.៥៥៧)	(២៦.៧៤២.០៤៥)	(២.២៥៨.៣៥៣)	(១០៩.៤០៤.៦៥៤)	(៩.២៩៧.៦៣៩)
កត់ត្រាជាបន្តក្នុងរបាយការណ៍ចំណេញប្រចាំឆ្នាំ	(៤.៤៦២.៣៧០)	(១៧.៤១១.៥៣៦)	(១៨.២០៦.៤៧០)	(៧៣.១៥១.៩៧៨)	(៣.៩៧០.៤១៥)	(១៧.៧១៧.៥៤៤)	(១៦.២០០.៩២៦)	(៧២.៧៦៥.៩៥៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	៣១.៦២២	(១៣៣.៧៥៤)	១២៩.០១៤	(៥៤៩.៣៤៤)	-	-	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	៦៩៤.៤៩១	(២៧៤.៨៧០)	-	-	៧១៨.២១៦	(២៧៧.០៥៥)
នាចុងការិយបរិច្ឆេទ	(២៩.៨៦០.១៦៧)	(១៨.០៨៣.១៥១)	(១២១.២២២.១៣៣)	(៧៨.៦៦០.៧៤៩)	(៣០.៧១២.៤៦០)	(១៩.៩៧៥.៨៩៧)	(១២៤.៨៨៧.៣៦៤)	(៨២.៣៤០.៦៤៧)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	(៣០.៩៧១.២៤៥)	(១០.២៦១.៤១២)	(១២៧.២៩១.៨១៧)	(៤២.៣៧៩.៦៣២)	(៣១.៩៦០.០៥១)	(១១.៣២០.៣៤៤)	(១៣១.៣៥៥.៨១០)	(៤៦.៧៥៣.០២១)
ឥណទាន/(កត់ត្រាជាបន្តក្នុងរបាយការណ៍ចំណេញប្រចាំឆ្នាំ)	១.០៦៤.២០០	(៨.៧៧៥.៦៩២)	៤.៣៥០.៤៥០	(៣៦.២៦១.១៥៩)	១.២០៧.១៩១	(៨.៦៥៥.៥៥៣)	៤.៩៣៤.៩៩៧	(៣៥.៧៦៤.៧៤៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	៤៦.៨៧៤	(៤៦.០៤៧)	១៩១.៦៣៧	(១៩០.២៦៦)	-	-	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	១.៤៨៧.៥៩២	១៧០.៣០៤	-	-	១.៥៣៣.៤៤៩	១៧៧.១១៩
នាចុងការិយបរិច្ឆេទ	(២៩.៨៦០.១៦៧)	(១៨.០៨៣.១៥១)	(១២១.២២២.១៣៣)	(៧៨.៦៦០.៧៤៩)	(៣០.៧១២.៤៦០)	(១៩.៩៧៥.៨៩៧)	(១២៤.៨៨៧.៣៦៤)	(៨២.៣៤០.៦៤៧)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៧. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ (ត)

សមាសធាតុ និងបម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

ទ្រព្យសកម្មពន្ធពន្យាររបស់សម្ព័ន្ធធនាគារ៖

	កម្រៃពីដំណើរការ ឥណទាននៅសល់	ប្រាក់ចំណូលមិន ទាន់ទទួលបាន	សំវិធានធនសម្រាប់ ការខាតបង់ឥណទាន ដែលរំពឹងទុក	សំវិធានធន ផ្សេងៗ	ប្រាក់ឆ្នាន់ បុគ្គលិក	ការរូបរូបិយប័ណ្ណ មិនទាន់បាន ទទួលស្គាល់ ដុល្លារអាមេរិក	រំលស់តាមវិធី ពន្លឿនពន្ធ ដុល្លារអាមេរិក	បំណុលកតិសន្យា ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក					
គិតត្រឹមថ្ងៃទី១ខែមករា ឆ្នាំ២០២៤	៧១០.៧០១	៥៤.៥៩៣	៣.២០៩.២២០	៥.៥៦៤.៥៦៦	១.៦៣៥.៧៧១	២.៧៣១.៥៤៦	៤.៧៦៤	៣៥២.១២២	២.៦៩៩.៣៩៦	១៦.៩៦២.៦៨៣
(កត់ត្រាជាបន្ទុក)/ឥណទានក្នុងរបាយការណ៍ចំណេញ ឬខាត	(១០៤.៣៦០)	(៩.៤៦៦)	៤៧.១០៣	៣៦៣.២៥៦	៧៩៩.៧៨៨	៥១០.៨៩៣	(៤.៧៦៤)	៦.២៧៥.៥៧២	(២.១៧០.៤៦៤)	៥.៧០៧.១៥៤
គិតត្រឹមថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	៦០៦.៣៤១	៤៥.១២៧	៣.២៥៦.៣២៣	៥.៩២៧.៨២២	២.៤៣៥.៥៥៩	៣.២៤២.៤៣៩	-	៦.៦២៧.៦៩៤	៥២៨.៩៣២	២២.៦៦៩.៨៣៧
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>២.៤៦២.៣៥១</i>	<i>១៨៣.២៦១</i>	<i>១៣.២២៣.៩២៨</i>	<i>២៤.០៧២.៨៤៥</i>	<i>៩.៨៩០.៨០៥</i>	<i>១៣.១៦៧.៥៤៥</i>	<i>-</i>	<i>២៦.៩១៥.០៦៥</i>	<i>២.១៤៦.៣៦៨</i>	<i>៩២.០៦២.២០៨</i>
គិតត្រឹមថ្ងៃទី១ខែមករា ឆ្នាំ២០២៣	៤.២៨៤.៥៣០	៤៤.២៨១	២.៨១៧.០០៨	៩.៥៥៤.០៥០	២.១១៧.១៦៣	១.៦៨៣.២៤៣	៤៧៣	៣៦២.១៥៧	១.៨២២.៨២១	២២.៦៨៥.៧២៦
(កត់ត្រាជាបន្ទុក)/ឥណទានក្នុងរបាយការណ៍ចំណេញ ឬខាត	(៣.០៨៩.៣៤៣)	៥.២៨៥	៤១០.២៦៦	(៤.០៥៧.៥៧៤)	(៦១.៧២២)	៦៩០.៧៨៤	(៤៧៣)	២៦៣.៣០៩	៨៤២.៩២៥	(៤.៩៥៦.៥៤៧)
គិតត្រឹមថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣	១.១៩៥.១៨៧	៤៩.៥៦៦	៣.២២៧.២៧៤	៥.៤៩៦.៤៧៦	២.០៥៥.៤៤១	២.៣៧៤.០២៧	-	៦២៥.៤៦៦	២.៧០៥.៧៤៦	១៧.៧២៩.១៧៩
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>៤.៩២៦.៥៦១</i>	<i>២០៤.៣១១</i>	<i>១៣.៣០២.៨២៣</i>	<i>២២.៦៥៦.៤៥៨</i>	<i>៨.៤៧២.៥២៨</i>	<i>៩.៧៤៥.៧៣៩</i>	<i>-</i>	<i>២.៥៧៤.១៧២</i>	<i>១១.១៥៣.០៨៥</i>	<i>៧៣.០៧៩.៦៧៧</i>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៧. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ (ត)

សមាសធាតុ និងបម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារក្នុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

ទ្រព្យសកម្មពន្ធពន្យាររបស់ធនាគារ៖ (ត)

	កម្រៃពិន័យការ ឥណទាននៅសល់ ដុល្លារអាមេរិក	សំវិធានធន ផ្សេងៗ ដុល្លារអាមេរិក	ប្រាក់ឆ្នួត បុគ្គលិក ដុល្លារអាមេរិក	ការប្តូររូបិយប័ណ្ណ មិនទាន់បានទទួល ស្គាល់ ដុល្លារអាមេរិក	បំណុលភតិសន្យា ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	-	៥.៥០៥.៣០៣	១.៦២៥.៩៨៩	២.៧៣០.៨៨៣	៣៥០.៩១២	២.៦៩៤.២៨៥	១២.៩០៧.៣៧២
ឥណទាន/(កត់ត្រាជាបន្តក) ក្នុងរបាយការណ៍ចំណេញឬខាត	-	៣៥៤.៩៦៣	៨០០.២៨៩	៤០៦.២២៤	៦.២៧៦.៦៨៩	(២.១៦៨.៧០២)	៥.៦៧៣.៤៦៧
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	-	៥.៨៦០.២៦៦	២.៤២៦.២៧៨	៣.១៣៧.១១១	៦.៦២៧.៦០១	៥២៥.៥៨៣	១៨.៥៨០.៨៣៥
សម្រួលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	២៣.៨១៤.៧៨៤	៩.៨៥៣.១១៥	១២.៧៣៩.៨០៨	២៦.៩១៤.៦៨៨	២.១៣៤.៣៩២	៧៥.៤៥៦.៧៨៧
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៣.៦៤៨.១៤៩	៩.៣៩២.៣៨៧	២.១១៧.១៦៣	១.៦៨២.៥៦២	៣៥៩.៣៩៧	១.៧៩៨.៧១១	១៨.៩៩៨.៣៦៩
(កត់ត្រាជាបន្តក)/ឥណទាន ក្នុងរបាយការណ៍ចំណេញឬខាត	(៣.១១១.៣៧០)	(៣.៩៩៤.៣៦៣)	(៦១.៧២២)	៦៩០.៧៤៥	២៥៨.៩៩០	៨៩៧.៣៨១	(៥.៣២០.៣៣២)
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	៥៣៦.៧៧៩	៥.៣៩៨.០២៤	២.០៥៥.៨៤១	២.៣៧៣.៣០៧	៦១៨.៣៨៧	២.៦៩៦.០៩២	១៣.៦៧៨.០៣៥
សម្រួលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២.២១២.៦០៣	២២.២៥០.៦៥៥	៨.៨៧២.៥២៤	៩.៧៨២.៧៧១	២.៥៤៨.៩៩១	១១.១១៣.២៩១	៥៦.៣៨០.៨៣៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៧. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ (ត)

បំណុលពន្ធពន្យាររបស់សម្ព័ន្ធធនាគារ ៖

	កម្រៃពីដំណើរការ ឥណទាននៅសល់ ដុល្លារអាមេរិក	សំវិធានសម្រាប់ការ ខាតបង់ឥណទានដែល រំពឹងទុក ដុល្លារអាមេរិក	ការប្តូររូបិយប័ណ្ណ មិន ទាន់បានទទួលស្គាល់ ដុល្លារអាមេរិក	រំលស់តាមវិធី ពន្លឿនពន្ធ ដុល្លារអាមេរិក	សិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៣.៣៧៩.១៣៩	៣៦.៦១០.៩៥៤	១.៨៩៩	២.៣៨៣.២៤៤	១៣.១១២	៣.៧៥៤	៤២.៣៩២.១០២
កត់ត្រាជាបន្ទុក/(ឥណទាន)ក្នុងរបាយការណ៍ចំណេញឬខាត	៨៦.៤២១	៣.៦០៥.១៨៤	(១.១៩៤)	១៦៦.២៤៤	៦.២៨៣.១៤១	(១.៨៩៤)	១០.១៣៧.៩០២
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	៣.៤៦៥.៥៦០	៤០.២១៦.១៣៨	៧០៥	២.៥៤៩.៤៨៨	៦.២៩៦.២៥៣	១.៨៦០	៥២.៥៣០.០០៤
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១៤.០៧៣.៦៣៩	១៦៣.៣១៧.៧៣៦	២.៨៦៣	១០.៣៥៣.៤៧១	២៥.៥៦៩.០៨៣	៧.៥៥៤	២១៣.៣២៤.៣៤៦
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	២.០៨៨.០០៤	១៩.៩៩៣.២៦១	៣.២៤៣	១.៧២៨.៣៦០	-	១០.៧១៥	២៣.៨២៣.៥៨៣
កត់ត្រាជាបន្ទុក/(ឥណទាន)ក្នុងរបាយការណ៍ចំណេញ ឬខាត	៥១៦.១៦២	១១.៣០៤.៥៤៦	៤២៥	៨៨៤.២២១	២៨៥.៣១៧	(១.៩២៤)	១២.៩៨៨.៧៤៧
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	២.៦០៤.១៦៦	៣១.២៩៧.៨០៧	៣.៦៦៨	២.៦១២.៥៨១	២៨៥.៣១៧	៨.៧៩១	៣៦.៨១២.៣៣០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១០.៧៣៤.៣៧២	១២៩.០០៩.៥៦០	១៥.១១៩	១០.៧៦៩.០៥៩	១.១៧៦.០៧៧	៣៦.២៣៩	១៥១.៧៤០.៤២៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៧. ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ (ត)

បំណុលពន្ធពន្យាររបស់ធនាគារ ៖

	សំវិធានសម្រាប់ការ				
	កម្រៃពិដណ័ការ ឥណទាននៅសល់ ដុល្លារអាមេរិក	ខាតបង់ឥណទាន ដែលរំពឹងទុក ដុល្លារអាមេរិក	រំលស់តាមវិធី ពន្លឿនពន្ធ ដុល្លារអាមេរិក	សិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៦៨៩.៩៣៣	៣៦.៦១០.៩៥៤	២.៣៧៥.៤១៨	១៣.១១២	៣៩.៦៨៩.៤១៧
(ឥណទាន)/កត់ត្រាជាបន្ទុក ក្នុងរបាយការណ៍ចំណេញ ឬខាត	(៣៥៤.១២៧)	៣.៥៥៦.០០៥	១៥៩.២៦៣	៦.២៨៣.១៤១	៩.៦៤៤.២៨២
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	៣៣៥.៨០៦	៤០.១៦៦.៩៥៩	២.៥៣៤.៦៨១	៦.២៩៦.២៥៣	៤៩.៣៣៣.៦៩៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១.៣៦៣.៧០៨	១៦៣.១១៤.០២០	១០.២៩៣.៣៤០	២៥.៥៦៩.០៨៣	២០០.៣៤៤.១៥១
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	-	១៩.៩៩៣.២៦១	១.២៦៣.៤៦១	-	២១.២៥៦.៧២២
កត់ត្រាជាបន្ទុកក្នុងរបាយការណ៍ចំណេញ ឬខាត	-	១១.៣០៤.៥៤៦	៨១១.៩៩៩	២៨០.៦៦០	១២.៣៩៧.២០៥
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	-	៣១.២៩៧.៨០៧	២.០៧៥.៤៦០	២៨០.៦៦០	៣៣.៦៥៣.៩២៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	១២៩.០០៩.៥៥៩	៨.៥៥៥.០៤៦	១.១៥៦.៨៤១	១៣៨.៧២១.៤៨៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៨. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
គណនីចរន្ត	១០៤.១៤៤.២៦៦	៨៣.៩៦៦.១៨៨	៤២២.៩២៩.៨៦៤	៣៤៣.០០១.៨៧៨	១០៦.០១៣.០៨៨	៨៧.៧១៦.១៩៨	៤៣០.៥១៩.១៥០	៣៥៨.៣២០.៦៦៩
គណនីប្រាក់បញ្ញើសន្សំ	៣១.៨៧៣.៩៨៥	៣៤.៨៦០.០០៣	១២៩.៤៤០.២៥៣	១៤២.៤០៣.១១២	៣១.៥៧០.៦៦៨	៣៤.១០៣.២៩២	១២៨.២០៨.៤៨៣	១៣៩.៣១១.៩៤៨
គណនីប្រាក់បញ្ញើមានកាលកំណត់	២៥១.៤៨៣.៧៨៤	៣០០.៩៦៦.៤២៩	១.០២១.២៧៥.៦៤៧	១.២២៩.៤៤៧.៨៦៣	២១៦.៨៥៣.០៥៩	២៦៤.៥៨៦.៤៣៧	៨៨០.៦៤០.២៧៣	១.០៤០.៨៣៥.៥៩៥
	<u>៣៨៧.៥០២.០៣៥</u>	<u>៤១៩.៧៩២.៦២០</u>	<u>១.៥៧៣.៦៤៥.៧៦៤</u>	<u>១.៧១៤.៨៥២.៨៥៣</u>	<u>៣៥៤.៤៣៦.៨១៥</u>	<u>៣៨៦.៤០៥.៩២៧</u>	<u>១.៤៣៩.៣៦៧.៩០៦</u>	<u>១.៥៣៨.៤៦៨.២១២</u>
ឈរពេលខ្លី	២៦៥.៨៩១.៤៤៧	២៩៥.៤៣៧.០៩៨	១.០៧៩.៧៨៥.១៦៦	១.២០៦.៨៦០.៥៤៦	២៣៣.១៨១.៧៦៣	២៦៣.៣២១.១៤០	៩៤៦.៩៥១.១៤០	១.០៧៥.៦៦៦.៨៥៧
ឈរពេលវែង	១២១.៦១០.៥៨៨	១២៤.៣៥៥.៥២២	៤៩៣.៨៦០.៥៩៨	៥០៧.៩៩២.៣០៧	១២១.២៥៥.០៥២	១២៣.០៨៤.៧៨៧	៤៩២.៤១៦.៧៦៦	៥០២.៨០១.៣៥៥
	<u>៣៨៧.៥០២.០៣៥</u>	<u>៤១៩.៧៩២.៦២០</u>	<u>១.៥៧៣.៦៤៥.៧៦៤</u>	<u>១.៧១៤.៨៥២.៨៥៣</u>	<u>៣៥៤.៤៣៦.៨១៥</u>	<u>៣៨៦.៤០៥.៩២៧</u>	<u>១.៤៣៩.៣៦៧.៩០៦</u>	<u>១.៥៣៨.៤៦៨.២១២</u>

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមឥណ្ឌូប្រតិទិន

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ក្នុងរយៈពេល ៦ខែ	២៥៥.៤២៨.៦៤៩	២៦២.៣៣១.០៥២	១.០៣៧.២៩៥.៧៤៣	១.០៧១.៦២២.៣៤៨	២២៦.៣២៦.៣៩០	២៤៥.៩៦៣.២៧២	៩១៩.១១១.៤៧០	១.០០៤.៧៥៩.៩៦៦
លើសពី៦ខែ ប៉ុន្តែមិនលើសពី១ឆ្នាំ	១០.៤៦២.៧៩៨	៣៣.១០៦.០៤៦	៤២.៤៨៩.៤២៣	១៣៥.២៣៨.១៩៨	៦.៨៥៥.៣៧៣	១៧.៣៥៧.៨៦៨	២៧.៨៣៩.៦៧០	៧០.៩០៦.៨៩១
លើសពី១ឆ្នាំ ប៉ុន្តែមិនលើសពី៣ឆ្នាំ	៣៣.៦៨០.៥៨៨	៣៨.៣២៥.៥២២	១៣៦.៧៧៦.៨៦៨	១៥៦.៥៥៥.៧៥៧	៣៣.៣២៥.០៥២	៣៧.០៥៤.៧៨៧	១៣៥.៣៣៣.០៣៦	១៥១.៣៦៨.៨០៥
លើសពី៣ឆ្នាំ	៨៧.៩៣០.០០០	៨៦.០៣០.០០០	៣៥៧.០៨៣.៧៣០	៣៥១.៤៣២.៥៥០	៨៧.៩៣០.០០០	៨៦.០៣០.០០០	៣៥៧.០៨៣.៧៣០	៣៥១.៤៣២.៥៥០
	<u>៣៨៧.៥០២.០៣៥</u>	<u>៤១៩.៧៩២.៦២០</u>	<u>១.៥៧៣.៦៤៥.៧៦៤</u>	<u>១.៧១៤.៨៥២.៨៥៣</u>	<u>៣៥៤.៤៣៦.៨១៥</u>	<u>៣៨៦.៤០៥.៩២៧</u>	<u>១.៤៣៩.៣៦៧.៩០៦</u>	<u>១.៥៣៨.៤៦៨.២១២</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៨. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ (ត)

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

ខ) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	៧៥.៩៦០	៥១.៦១១	៣០៨.៤៧៣	២១០.៨៣១	១.៩៧៦.២៩៥	៣.៨៤០.២៦៥	៨.០២៥.៧៣៤	១៥.៦៨៧.៤៨៣
ភាគីមិនពាក់ព័ន្ធ	៣៨៧.៤២៦.០៧៥	៤១៩.៧៤១.០០៩	១.៥៧៣.៣៣៧.២៩១	១.៧១៤.៦៤២.០២២	៣៥២.៤៦០.៥២០	៣៨២.៥៦៥.៦៦២	១.៤៣១.៣៤២.១៧២	១.៥៦២.៧៨០.៧២៩
	<u>៣៨៧.៥០២.០៣៥</u>	<u>៤១៩.៧៩២.៦២០</u>	<u>១.៥៧៣.៦៤៥.៧៦៤</u>	<u>១.៧១៤.៨៥២.៨៥៣</u>	<u>៣៥៤.៤៣៦.៨១៥</u>	<u>៣៨៦.៤០៥.៩២៧</u>	<u>១.៤៣៩.៣៦៧.៩០៦</u>	<u>១.៥៧៨.៤៦៨.២១២</u>

គ) វិភាគតាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣
គណនីធន	០,០០% - ២,០០%	០,០០% - ១,៥០%	០,០០% - ០,៧៥%	០,០០% - ០,៧៥%
គណនីប្រាក់បញ្ញើសន្សំ	០,០០% - ៣,០០%	០,០០% - ២,០០%	០,០០% - ១,០០%	០,០៥% - ១,០០%
គណនីប្រាក់បញ្ញើមានកាលកំណត់	១,៥០% - ១២,៥០%	០,២៥% - ៨,៤៥%	១,៥០% - ៩,៥០%	០,២៥% - ៨,៤៥%

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៩. ប្រាក់បញ្ញើរបស់អតិថិជន

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
គណនីចរន្ត	១.២៣១.៣២១.៨៦២	៩៥០.០០៩.២០១	៥.០០០.៣៩៨.០៨២	៣.៨៨០.៧៨៧.៥៨៧	១.២១៥.៦៥៩.៨០៨	៩៣៧.៧២៩.៦៤៨	៤.៩៣៦.៧៩៤.៤៨០	៣.៨៣០.៦២៥.៦១២
ប្រាក់បញ្ញើសន្សំ	២.៦៨៤.០៥១.០៨៩	២.២៩៧.២៩១.៧៣២	១០.៨៩៩.៩៣១.៤៧២	៩.៣៨៤.៤៣៦.៧២៥	២.៦៥៨.១៤២.៨៧៤	២.២៧២.៧២៤.០៣២	១០.៧៩៤.៧១៨.២១១	៩.២៨៤.០៧៧.៦៧១
ប្រាក់បញ្ញើកម្រិត	៣៧.៣៦៩.៧១៧	១៧.២៦៣.៦៣៧	១៥១.៧៥៤.៤២១	៧០.៥២១.៩៥៧	៣៧.៣៣៤.៧៤៥	១៧.១៦៣.៤០០	១៥១.៦១៦.៤០០	៧០.១១២.៤៨៩
ប្រាក់បញ្ញើមានកាលកំណត់	៣.៧៧៥.៩៦៨.២៩៥	៣.៥៤៣.៤៥៥.៨៤៩	១៥.៣៣៤.២០៧.២៤៦	១៤.៤៧៥.០១៧.១៤៣	៣.៧១០.២៧៨.០៦៤	៣.៤៨៧.៦៧១.៩៤៥	១៥.០៦៧.៤៣៩.២១៨	១៤.២៤៧.១៣៩.៨៩៥
	៧.៧៦៨.៧១០.៩៦៣	៦.៨០៨.០២០.៤១៩	៣១.៣៨៦.២៩៥.២២១	២៧.៨១០.៧៦៣.៤១២	៧.៦២១.៤១៥.៤៩១	៦.៧១៥.២៨៩.០២៥	៣០.៩៥០.៥៦៨.៣០៩	២៧.៤៣១.៩៥៥.៦៦៧

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ឈរពេលខ្លី	៦.៨៣៩.២២៩.៨៦៩	៥.៧៩៣.៣២០.១៥០	២៧.៧៧៤.១១២.៤៩៩	២៣.៦៦៥.៧១២.៨១៤	៦.៧៥១.០៨៧.៦៧៤	៥.៧២៣.៣២៨.០៧៣	២៧.៤១៦.១៦៧.០៤៥	២៣.៣៧៩.៧៩៥.១៧៨
ឈរពេលវែង	៨៨៩.៤៨១.០៩៤	១.០១៤.៧០០.២៦៩	៣.៦១២.១៨២.៧២២	៤.១៤៥.០៥០.៥៩៨	៨៧០.៣២៧.៨១៧	៩៩១.៩៦០.៩៥២	៣.៥៣៤.៤០១.២៦៤	៤.០៥២.១៦០.៤៨៩
	៧.៧២៨.៧១០.៩៦៣	៦.៨០៨.០២០.៤១៩	៣១.៣៨៦.២៩៥.២២១	២៧.៨១០.៧៦៣.៤១២	៧.៦២១.៤១៥.៤៩១	៦.៧១៥.២៨៩.០២៥	៣០.៩៥០.៥៦៨.៣០៩	២៧.៤៣១.៩៥៥.៦៦៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៩. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមតណប្រតិទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ក្នុងរយៈពេល៦ខែ	៥.៧៩៩.៥៤១.៤៨២	៤.៦៩៦.៤៣១.៦៧៥	២៣.៥៥២.១០២.០២៤	១៩.១៤៤.៩២៣.៣៩៤	៥.៧៣៦.១២៩.២៤០	៤.៦៤១.៦៨៥.៧៧១	២៣.២៩៤.៤២០.៤៤៥	១៨.៩៦១.២៨៦.៣៧៤
លើសពី ៦ខែ ប៉ុន្តែមិនលើសពី១ឆ្នាំ	១.០៣៩.៦៤៧.៩៨៧	១.០៩៦.៤៨៨.៤៧៥	៤.២២២.០១០.៤៧៥	៤.៤៨០.៧៨៩.៤២០	១.០១៤.៩៥៨.៤៣៤	១.០៤១.៦៤២.៣០២	៤.១២១.៧៤៦.២០០	៤.៤១៨.៥០៨.៨០៤
លើសពី ១ឆ្នាំ ប៉ុន្តែមិនលើសពី៣ឆ្នាំ	៥៩៦.៣៧៣.៣៦៧	៦៨៨.៤៥៧.៤៥២	២.៤២១.៨៧២.២៤៣	២.៨១៣.៩៨២.៦៩១	៥៨៦.៦៦៨.៦៩៥	៦៧៥.០៤៩.១០២	២.៣៨២.៤៦១.៥៧០	២.៧៥៧.៥៧៥.៥៨២
លើសពី៣ឆ្នាំ	២៩៣.១០៧.៧២៧	៣២៥.៤៤២.៤១៧	១.១៩០.៣១០.៤៧៩	១.៣៣១.០៦៧.៩០៧	២៨៣.៦៥៩.១២២	៣១៦.៩១១.៨៥០	១.១៥១.៩៣៩.៦៩៤	១.២៩៤.៥៨៤.៩០៧
	៧.៧២៨.៧១០.៩៦៣	៦.៨០៨.០២០.៤១៩	៣១.៣៨៦.២៥៥.២២១	២៧.៨១០.៧៦៣.៤១២	៧.៦២១.៤១៥.៤៩១	៦.៧១៥.២៨៩.០២៥	៣០.៩៥០.៥៦៨.៣០៩	២៧.៤៣១.៩៥៥.៦៦៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

១៩. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

ខ) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	១៥.៤៤៦.៥៨៨	១៣.២៩១.៤៧៧	៦២.៧២៤.៥៩៥	៥៤.២៩៥.៦៨៤	១៦.៨៥៦.០៦៥	១៤.៥៩៧.៩៤២	៦៨.៤៥២.៤៨០	៥៩.៦៣២.៥៩៥
ភាគីមិនពាក់ព័ន្ធ	៧.៧១៣.២៦៤.៣៧៥	៦.៧៩៤.៧២៤.៩៤២	៣១.៣២៣.៥៦៦.៦២៦	២៧.៧៥៦.៤៦៧.៧២៨	៧.៦០៤.៥៥៩.៤២៦	៦.៧០០.៦៩១.០៨៣	៣០.៨៨២.១១៥.៨២៩	២៧.៣៧២.៣២៣.០៧២
	<u>៧.៧២៨.៧១០.៩៦៣</u>	<u>៦.៨០៨.០២០.៤១៩</u>	<u>៣១.៣៨៦.២៩៥.២២១</u>	<u>២៧.៨១០.៧៦៣.៤១២</u>	<u>៧.៦២១.៤១៥.៤៩១</u>	<u>៦.៧១៥.២៨៩.០២៥</u>	<u>៣០.៩៥០.៥៦៨.៣០៩</u>	<u>២៧.៤៣១.៩៥៥.៦៦៧</u>

គ) វិភាគតាមអត្រាការប្រាក់

	សម្ព័ន្ធធនាគារ		ធនាគារ	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣
គណនីធុន	០,០០% - ២,០០%	០,០០% - ១,៥០%	០,០០% - ០,៧៥%	០,០០% - ០,៧៥%
ប្រាក់បញ្ញើកម្រិត	គ្មាន	គ្មាន	គ្មាន	គ្មាន
ប្រាក់បញ្ញើសន្សំ	០,០០% - ១៥,០០%	០,០០% - ១៥,០០%	០,០០% - ១,០០%	០,០៥% - ១,០០%
ប្រាក់បញ្ញើមានកាលកំណត់	០,០៣% - ១២,០០%	០,២៥% - ៩,៥០%	០,០៣% - ១០,៦០%	០,២៥% - ៨,៤៥%

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២០. បំណុលផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
បង្កការឈប់សម្រាកប្រចាំឆ្នាំ	២៩.៨១២.៣១២	២៧.៩៧៧.០២៤	១២១.០៦៧.៧៩៩	១១៤.២៨៦.១៤៣	២៩.៣២១.៣២៧	២៧.៥២៦.៥១៣	១១៩.០៧៣.៩០៩	១១២.៤៤៥.៨០៦
មូលនិធិអតិថិជនផ្ទេរប្រាក់	២៣.០៨០.៨៧០	២២.៨២៩.០១១	៩៣.៧៣១.៤១៣	៩៣.២៥៦.៥១០	២៣.០៧៩.៤៧២	២២.៥៧៨.២១៦	៩៣.៧២៥.៧៣៦	៩២.២៣២.០១២
ពន្ធត្រូវបង់	៣.៥០២.០៨០	២.៦២៤.១០៧	១៤.២២១.៩៤៧	១០.៧៣៥.៤១៧	៣.៤៤៩.៤៥៦	២.៦០០.៥១០	១៤.០០៤.២៤១	១០.៦២៣.០៨៣
បង្កប្រាក់ឆ្នាន់បុគ្គលិក	១.៧២៤.១៩៤	៥.២៧១.២៥០	៧.០០១.៩៦៨	២១.៥៣៣.០៥៦	-	៤.៧០០.០០០	-	១៩.១៩៩.៥០០
គណនីត្រូវបង់អន្តរធនាគារជាគង	១.០១៦.៧៩២	២.១១០.៣២១	៤.១២៩.១៩២	៤.៦២០.៦៦១	៦៧៣.២២៩	១.៤៥០.៥០៩	២.៧៣៣.៩៨៣	៥.៩២៥.៣២៩
ផ្សេងៗ	៣១.៨៩៥.២៤៤	២៥.០២៩.៦៣១	១២៩.៥២៦.៥៨៦	១០២.២៤៦.០៤៣	៣០.៩៦៩.៣៣៤	២៤.១២៨.២២៦	១២៥.៧៦៦.៤៦៥	៩៨.៥៦៣.៨០៤
	<u>៩១.០៣១.៤៩៦</u>	<u>៨៥.៨៤៥.៣៤៤</u>	<u>៣៦៩.៦៧៨.៩០៥</u>	<u>៣៥០.៦៧៨.២៣០</u>	<u>៨៧.៤៩២.៨១៤</u>	<u>៨២.៩៨៣.៩៧៤</u>	<u>៣៥៥.៣០៨.៣៣៤</u>	<u>៣៣៨.៩៨៩.៥៣៤</u>
រយៈពេលខ្លី	៤៤.១៥៩.០៦៧	៤៧.២០៦.៩១៥	១៩៥.៥៧៣.៩៧១	១៩២.៨៤០.២៤៨	៤៥.០៨៨.២៤៤	៤៤.៧៨៨.៧០៩	១៨៣.១០៣.៣៥៩	១៨២.៩៦១.៨៧៦
រយៈពេលវែង	៤៦.៨៧៦.៤២៩	៣៨.៦៣៨.៤២៥	១៧៤.១០៤.៩៣៤	១៥៧.៨៣៧.៩៨២	៤២.៤០៤.៥៧៤	៣៨.១៩៥.២៦៥	១៧២.២០៤.៩៧៥	១៥៦.០២៧.៦៥៨
	<u>៩១.០៣១.៤៩៦</u>	<u>៨៥.៨៤៥.៣៤៤</u>	<u>៣៦៩.៦៧៨.៩០៥</u>	<u>៣៥០.៦៧៨.២៣០</u>	<u>៨៧.៤៩២.៨១៤</u>	<u>៨២.៩៨៣.៩៧៤</u>	<u>៣៥៥.៣០៨.៣៣៤</u>	<u>៣៣៨.៩៨៩.៥៣៤</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២១. ប្រាក់កម្ចី

សម្ព័ន្ធធនាគារ និងធនាគារបានចុះកិច្ចសន្យាខ្ចីប្រាក់ជាមួយអ្នកផ្តល់កម្ចីផ្សេងៗ។ ការទូទាត់សងប្រាក់ដើម និងការប្រាក់ត្រូវបានធ្វើឡើងទាំងប្រចាំត្រីមាស ឆមាស ឬប្រចាំឆ្នាំដោយផ្អែកលើកាលវិភាគសងសម្រាប់កិច្ចព្រមព្រៀងខ្ចីនីមួយៗ។ សម្ព័ន្ធធនាគារ និងធនាគារមិនបានដាក់ទ្រព្យបញ្ចាំណាមួយសម្រាប់ប្រាក់កម្ចីទាំងនេះទេ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
រយៈពេលខ្លី	៤៥៤.១៤៤.៩៦៣	១៦០.៨៩៩.៣៨០	១.៨៤៤.២៨២.៦៩៥	៦៥៧.២៧៣.៩៦៨	៤៤៤.៩៧៥.៧៧០	១៥០.៤០១.៦៥៩	១.៨០៧.០៤៦.៦០២	៦១៤.៣៩០.៧៧៧
រយៈពេលវែង	១៩៤.១១៤.៩៨១	៦៩៨.៩១៤.១៧០	៧៨៨.៣០០.៩៣៨	២.៨៥៥.០៦៤.៣៨៤	១៩០.១៧៧.១៨១	៦៩៣.០១៦.៩៣២	៧៧២.៣០៩.៥៣២	២.៨៣០.៩៧៤.១៦៧
	៦៤៨.២៥៩.៩៤៤	៨៥៩.៨១៣.៥៥០	២.៦៣២.៥៨៣.៦៣៣	៣.៥១២.៣៣៨.៣៥២	៦៣៥.១៥២.៩៥១	៨៤៣.៤១៨.៥៩១	២.៥៧៩.៣៥៦.១៣៤	៣.៤៤៥.៣៦៤.៩៤៤

បម្រែបម្រួលនៅក្នុងបំណុលដែលកើតចេញពីសកម្មភាពហិរញ្ញប្បទាន ប្រាក់កម្ចី

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៨៥៩.៨១៣.៥៥០	៩៥៧.៣៣៥.៨៦៨	៣.៥១២.៣៣៨.៣៥២	៣.៩៤១.៣៥១.៧៦៩	៨៤៣.៤១៨.៥៩១	៩៤៤.២៧៥.៨៥៧	៣.៤៤៥.៣៦៤.៩៤៤	៣.៨៨៧.៥៨៣.៧០៤
ការទិញបន្ថែម	១២.៧៧៤.៧២៧	៩១.០២២.៥២៩	៥២.១២០.៨៨៦	៣៧៣.៨២៩.៥២៧	១០.០០០.០០០	៨៣.៩០៨.៩៥២	៤០.៨០០.០០០	៣៤៤.៦១៤.០៦៦
កត់ត្រាជាបន្តក្នុងការិយបរិច្ឆេទ	៤៧.៣៨០.៣៩៩	៥៣.៨៤២.៩៧៦	១៩៣.៣១២.០២៨	២២១.១៣៣.១០២	៤៦.៥២៦.៦៧១	៥៣.០៣៦.៤៣៨	១៨៩.៨២៨.៨១៨	២១៧.៨២០.៦៥១
ការសងប្រាក់ត្រឡប់	(២៧១.០៨៩.៩១៩)	(២៩២.៥៥១.៨០២)	(១.១០៦.០៤៦.៨៦៩)	(១.២០១.៥១០.២៥១)	(២៦៤.៨១៩.០៩៨)	(២៨៧.៥២១.៣៨៦)	(១.០៨០.៤៦១.៩២០)	(១.១៨០.៨៥០.៣៣៣)
បង្កធនកាត់ទុក	(២៤៤.៦៧២)	(៣.៥១២.៧៧២)	(៩៩៨.២៦២)	(១៤.៤២៦.៩៥៥)	(២៤៤.៦៧២)	(៣.៥១២.៧៧២)	(៩៩៨.២៦២)	(១៤.៤២៦.៩៥៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៣៧៤.១៤១)	(១.១២៩.១៣១)	(១.៥២៦.៤៩៦)	(៤.៦៣៧.៣៤១)	២៧១.៤៥៩	(៥៣.១១០)	១.១០៧.៥៥២	(២១៨.១២៣)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(១៦.៦១៦.០០៦)	២.៥០១.៧៥៦	-	-	(១៦.២៨៤.៩៩៨)	២.៤០៩.២៥១
នាចុងការិយបរិច្ឆេទ	៦៤៨.២៥៩.៩៤៤	៨៥៩.៨១៣.៥៥០	២.៦៣២.៥៨៣.៦៣៣	៣.៥១២.៣៣៨.៣៥២	៦៣៥.១៥២.៩៥១	៨៤៣.៤១៨.៥៩១	២.៥៧៩.៣៥៦.១៣៤	៣.៤៤៥.៣៦៤.៩៤៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២១. ប្រាក់កម្ចី (ត)

បម្រែបម្រួលនៅក្នុងបំណុលដែលកើតចេញពីសកម្មភាពហិរញ្ញប្បទាន ប្រាក់កម្ចី

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៦៩០.២៥៧.៣៥៥	៩៤១.៥៧០.១៨២	២.៨៣៦.៩៥៧.៧២៩	៣.៨៨៨.៦៨៤.៨៥២	៦៧៤.០៨២.៧០១	៩២៨.២៤១.៣០០	២.៧៨៦.៩១៩.៩០១	៣.៨៣៣.៦៣៦.៥៦៩
ការទិញបន្ថែម	១១.៤០២.៨៨៧	៦.០៣១.២៣៧	៤៦.៦១៥.០០២	២៤.៩២១.០៧១	១០.០០០.០០០	៤.១៤២.៣៧០	៤០.៨៨០.០០០	១៧.១១៦.២៧៣
កត់ត្រាជាបន្តក្នុងការិយបរិច្ឆេទ	១៤.៨៥៨.៣៥២	១៧.១៦៥.២១៦	៦០.៧៤០.៩៤៣	៧០.៩២៦.៦៧៣	១៤.៥៧៧.២៩០	១៦.៨៣០.១២៦	៥៩.៩៩១.៩៦២	៦៩.៥៤២.០៤១
ការសងប្រាក់ត្រឡប់	(៦៩.០២៨.៨១៤)	(១៥៨.២៧១.៦៥០)	(២៨២.១៨៩.៧៩២)	(៦៥៣.៩៧៨.៤៥៤)	(៦៨.១៣៤.២១៤)	(១៥៧.៩៨២.៦៥៣)	(២៧៨.៥៣២.៦៦៧)	(៦៥២.៧៨៤.៣២២)
បង្កើនកាត់ទុក	-	(១.២១៤.៧៦១)	-	(៥.០១៩.៣៩២)	-	(១.២១៤.៧៦១)	-	(៥.០១៩.៣៩២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	៧៧០.១៦៤	(២៧២.៥៥៦)	៣.១៤៨.៤៣០	(១.១២៦.២០១)	៦២៧.១៧៤	១១៧.៥៩៧	២.៥៦៣.៨៨៧	៤៨៥.៩១១
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៣២.៦៨៨.៦៧៩)	(៦.១៦៦.៩៣៤)	-	-	(៣២.០៦៦.៩៤៩)	(៦.០៤៤.៨៥៩)
នាចុងការិយបរិច្ឆេទ	៦៤៨.២៥៩.៩៤៤	៨០៥.០០៧.៦៦៨	២.៦៣២.៥៨៣.៦៣៣	៣.៣១៤.២៤១.៦០៧	៦៣៥.១៥២.៩៥១	៧៩០.១៣៣.៩៧៩	២.៥៧៩.៣៥៦.១៣៤	៣.២៥៦.៩៣២.២៦១

ប្រាក់កម្ចី ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	៣៣.៣៤១.១០៧	៤៩.៤៩១.៦៥៩	១៣៥.៣៩៨.២៣៦	២០២.១៧៣.៤២៧	៣៣.៣៤១.១០៧	៤៩.៤៩១.៦៥៩	១៣៥.៣៩៨.២៣៦	២០២.១៧៣.៤២៧
ភាគីមិនពាក់ព័ន្ធ	៦១៤.៩១៨.៨៣៧	៨១០.៣២១.៨៩១	២.៤៩៧.១៨៥.៣៩៧	៣.៣១០.១៦៤.៩២៥	៦០១.៨១២.៨៤៤	៧៩០.៥៤២.៣២០	២.៤៤៣.៩៥៧.៨៨៨	៣.០៥៤.៤៦១.៨៣៤
	៦៤៨.២៥៩.៩៤៤	៨៥៩.៨១៣.៥៥០	២.៦៣២.៥៨៣.៦៣៣	៣.៥១២.៣៣៨.៣៥២	៦៣៥.១៥២.៩៥១	៨៤០.០៣៤.៩៧៩	២.៥៨៩.៣៥៦.១២៤	៣.២៥៦.៦៣៥.២៦១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២១. ប្រាក់កម្ចី (ត)

ប្រាក់កម្ចី ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

(ខ) វិភាគតាមអត្រាការប្រាក់

	សម្ព័ន្ធធនាគារ		ធនាគារ	
	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែធ្នូ	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែធ្នូ
	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣
អត្រាការប្រាក់ប្រចាំឆ្នាំ	២,០០% - ១៥,០០%	២,០០% - ១៣,០០%	២,០០% - ៩,៤០%	២,០០% - ៩,៤០%

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ អនុបាតកិច្ចសន្យាហិរញ្ញវត្ថុរបស់ធនាគារមិនសមស្របនឹងកិច្ចសន្យាបំណុលមួយចំនួនស្តីពីប្រាក់កម្ចីជាមួយម្ចាស់បំណុលចំនួនពីរ ដែលមានទំហំទឹកប្រាក់ចំនួន ៣៣១.៨៥២.៣៦៧ ដុល្លារអាមេរិក។ ជាលទ្ធផលចំណែកនៃបំណុលរយៈពេលវែងចំនួនទឹកប្រាក់ ២២២.៧៨៥.៩៣០ ដុល្លារអាមេរិក ត្រូវបានចាត់ថ្នាក់ឡើងវិញពីបំណុលរយៈពេលវែងទៅជាបំណុលរយៈពេលខ្លី គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ បន្ទាប់មកនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ធនាគារបានទទួលការអនុម័តលើការលើកលែងអនុបាតកិច្ចសន្យាហិរញ្ញវត្ថុពីម្ចាស់បំណុល សម្រាប់រយៈពេលចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ជាមួយនឹងប្រាក់កម្ចីដែលមានចំនួនទឹកប្រាក់កម្ចីចំនួន ១១៩.៨៣៣.៤១៣ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ ម្ចាស់បំណុលកំពុងស្ថិតក្នុងដំណើរការអនុម័តការលើកលែងកិច្ចសន្យា។ ម៉្យាងវិញទៀត អ្នកគ្រប់គ្រងកំពុងធ្វើការដើម្បីបង្កើនអនុបាតឱ្យស្របតាមគោលដៅ និងយុទ្ធសាស្ត្ររបស់ធនាគារ។

២២. បំណុលបន្ទាប់បន្សំ

ទាំងនេះគឺជាបំណុលបន្ទាប់បន្សំ ត្រូវបានអនុម័តដោយធនាគារជាតិ នៃ កម្ពុជា ដើម្បីចាត់ចែងជាផ្នែកនៃដើមទុនបំពេញបន្ថែម និងបង្ហាញចំនួនប្រាក់ដើមដែលនៅសល់និងការប្រាក់បង្គរដែលត្រូវបង់។ សម្ព័ន្ធធនាគារ និងធនាគារមិនបានដាក់ទ្រព្យបញ្ចាំសម្រាប់បំណុលបន្ទាប់បន្សំទាំងនេះទេ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែធ្នូ	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែធ្នូ	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែធ្នូ	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែធ្នូ
	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ឈរពេលខ្លី	៥៨.៧៥០.២០៩	២៦.១៦០.៤២១	២៣៨.៥៨៤.៥៩៩	១០៦.៨៦៥.៣២០	៥៨.៧៥០.២០៩	២៦.១៦០.៤២១	២៣៨.៥៨៤.៥៩៩	១០៦.៨៦៥.៣២០
ឈរពេលវែង	១១៥.៣៦៧.០៨២	៩០.៨៩៣.៤៦១	៤៦៨.៥០៥.៧២០	៣៧១.២៩៩.៧៨៤	១១៥.៣៦៧.០៨២	៩០.៨៩៣.៤៦១	៤៦៨.៥០៥.៧២០	៣៧១.២៩៩.៧៨៤
	១៧៤.១១៧.២៩១	១១៧.០៥៣.៨៨២	៧០៧.០៩០.៣១៩	៤៧៨.១៦៥.១០៤	១៧៤.១១៧.២៩១	១១៧.០៥៣.៨៨២	៧០៧.០៩០.៣១៩	៤៧៨.១៦៥.១០៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២២. បំណុលបន្ទាប់បន្សំ (ត)

បម្រែបម្រួលនៅក្នុងបំណុលដែលកើតចេញពីសកម្មភាពហិរញ្ញប្បទាន បំណុលបន្ទាប់បន្សំ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	១១៧.០៥៣.៨៨២	១២៧.៧៦២.៣២៨	៤៧៨.១៦៥.១០៨	៥២៥.៩៩៧.៥០៤	១១៧.០៥៣.៨៨២	១២៧.៧៦២.៣២៨	៤៧៨.១៦៥.១០៨	៥២៥.៩៩៧.៥០៤
ការទិញបន្ថែម	៦៨.១៥២.៧៤៤	១៤.៩៧២.៥០០	២៧៨.០៦៣.១៩៦	៦១.៤៩២.០៥៨	៦៨.១៥២.៧៤៤	១៤.៩៧២.៥០០	២៧៨.០៦៣.១៩៦	៦១.៤៩២.០៥៨
កត់ត្រាជាបន្ទុកក្នុងការិយបរិច្ឆេទ	៧.៨៩៩.៨៣៦	៦.៧៣៧.៣១៤	៣២.២៣១.៣៣១	២៧.៦៧០.១៤៩	៧.៨៩៩.៨៣៦	៦.៧៣៧.៣១៤	៣២.២៣១.៣៣១	២៧.៦៧០.១៤៩
ការសងប្រាក់ត្រឡប់	(១៩.០៧៧.១០៥)	(១៩.០៨៧.០៥៣)	(៧៧.៨៣៤.៥៨៨)	(៧៨.៣៩០.៥២៧)	(១៩.០៧៧.១០៥)	(១៩.០៨៧.០៥៣)	(៧៧.៨៣៤.៥៨៨)	(៧៨.៣៩០.៥២៧)
ធន្នកាត់ទុកបង្ក	១៦.៦២៥	(៣១៦.៨១០)	៦៧.៨៣០	(១.៣០១.១៣៩)	១៦.៦២៥	(៣១៦.៨១០)	៦៧.៨៣០	(១.៣០១.១៣៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	៧១.៣០៩	២.២១០	២៩០.៩៤០	៩.០៧៦	៧១.៣០៩	២.២១០	២៩០.៩៤០	៩.០៧៦
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៣.៨៩៣.៤៩៤)	៦៧៣.៤៣៥	-	-	(៣.៨៩៣.៤៩៤)	៦៧៣.៤៣៥
នាចុងការិយបរិច្ឆេទ	១៧៤.១១៧.២៩១	១៣០.០៧០.៤៨៩	៧០៧.០៩០.៣១៩	៥៣៦.១៥០.៥៥៦	១៧៤.១១៧.២៩១	១៣០.០៧០.៤៨៩	៧០៧.០៩០.៣១៩	៥៣៦.១៥០.៥៥៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២២. បំណុលបន្ទាប់បន្សំ (ត)

បម្រែបម្រួលនៅក្នុងបំណុលដែលកើតចេញពីសកម្មភាពហិរញ្ញប្បទាន បំណុលបន្ទាប់បន្សំ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	១១៧.២២៧.៩៧៧	១២៧.៩៣២.៦៩២	៤៨១.៨០៦.៩៨៥	៥២៨.៣៦២.០១៨	១១៧.២២៧.៩៧៧	១២៧.៩៣២.៦៩២	៤៨១.៨០៦.៩៨៥	៥២៨.៣៦២.០១៨
ការទិញបន្ថែម	៥៣.៣៣២.៧០៥	(២៧.៥០០)	២១៨.០២៤.០៩៨	(១១៣.៦៣០)	៥៣.៣៣២.៧០៥	(២៧.៥០០)	២១៨.០២៤.០៩៨	(១១៣.៦៣០)
កត់ត្រាជាបន្តក្នុងការិយបរិច្ឆេទ	៣.៤៩២.០៩០	២.២៦២.៤៣៨	១៤.២៧៥.៦៦៤	៩.៣៤៨.៣៩៤	៣.៤៩២.០៩០	២.២៦២.៤៣៨	១៤.២៧៥.៦៦៤	៩.៣៤៨.៣៩៤
ការសងប្រាក់ត្រឡប់	(៦៤.៤៣៩)	-	(២៦៣.៤២៧)	-	(៦៤.៤៣៩)	-	(២៦៣.៤២៧)	-
ពន្ធកាត់ទុកបង្គរ	-	(១២៧.១៨៧)	-	(៥២៥.៥៣៧)	-	(១២៧.១៨៧)	-	(៥២៥.៥៣៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	១២៨.៩៥៨	៣០.០៤៦	៥២៧.១៨០	១២៤.១៥០	១២៨.៩៥៨	៣០.០៤៦	៥២៧.១៨០	១២៤.១៥០
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៧.២៨០.១៨១)	(១.០៤៤.៨៣៩)	-	-	(៧.២៨០.១៨១)	(១.០៤៤.៨៣៩)
នាចុងការិយបរិច្ឆេទ	១៧៤.១១៧.២៩១	១៣០.០៧០.៤៨៩	៧០៧.០៩០.៣១៩	៥៣៦.១៥០.៥៥៦	១៧៤.១១៧.២៩១	១៣០.០៧០.៤៨៩	៧០៧.០៩០.៣១៩	៥៣៦.១៥០.៥៥៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២២. បំណុលបន្ទាប់បន្សំ (ត)

បំណុលបន្ទាប់បន្សំ ត្រូវបានវិភាគដូចខាងក្រោម៖

ក) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	១៥.៣៧៩.១៦៧	១៥.០៩៤.២០៨	៦២.៤៥៤.៧៩៧	៦១.៦៥៩.៤៤០	១៥.៣៧៩.១៦៧	១៥.០៩៤.២០៨	៦២.៤៥៤.៧៩៧	៦១.៦៥៩.៤៤០
ភាគីមិនពាក់ព័ន្ធ	១៥៨.៧៣៨.១២៤	១០១.៩៥៩.៦៧៤	៦៤៤.៦៣៥.៥២២	៤១៦.៥០៥.២៦៨	១៥៨.៧៣៨.១២៤	១០១.៩៥៩.៦៧៤	៦៤៤.៦៣៥.៥២២	៤១៦.៥០៥.២៦៨
	១៧៤.១១៧.២៩១	១១៧.០៥៣.៨៨២	៧០៧.០៩០.៣១៩	៤៧៨.១៦៥.១០៨	១៧៤.១១៧.២៩១	១១៧.០៥៣.៨៨២	៧០៧.០៩០.៣១៩	៤៧៨.១៦៥.១០៨

(ខ) វិភាគតាមអត្រាការប្រាក់

	សម្ព័ន្ធធនាគារ		ធនាគារ	
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣
អត្រាការប្រាក់ប្រចាំឆ្នាំ	៦,១៩% - ១១,៥០%	៥,៧៦% - ៧,៧៥%	៦,១៩% - ១១,៥០%	៥,៧៦% - ៧,៧៥%

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ អនុបាតកិច្ចសន្យាហិរញ្ញវត្ថុរបស់ធនាគារមិនសមស្របនឹងកិច្ចសន្យាបំណុលបន្ទាប់បន្សំ ដែលមានទំហំទឹកប្រាក់ចំនួន ៥១.៦៦៤.៧៧៨ ដុល្លារអាមេរិក។ ជាលទ្ធផលចំណែកនៃបំណុលបន្ទាប់បន្សំចំនួនទឹកប្រាក់ ២៨.៨៩៧.៤៥៩ ដុល្លារអាមេរិក ត្រូវបានចាត់ថ្នាក់ឡើងវិញពីបំណុលរយៈពេលវែងទៅជាបំណុលរយៈពេលខ្លីគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ ម្ចាស់បំណុលកំពុងស្ថិតក្នុងដំណើរការអនុម័តការលើកលែងកិច្ចសន្យា។ ម៉្យាងវិញទៀត អ្នកគ្រប់គ្រងកំពុងធ្វើការដើម្បីបង្កើនអនុបាតឱ្យស្របតាមគោលដៅ និងយុទ្ធសាស្ត្ររបស់ធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២៣. ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

ស្ថិតក្រោមកិច្ចសន្យាប្តូរអត្រាការប្រាក់ដែលមានស្រាប់ សម្ព័ន្ធធនាគារ និងធនាគារបានព្រមព្រៀងជាមួយស្ថាប័នហិរញ្ញវត្ថុ និងធនាគារពាណិជ្ជផ្សេងៗ ធ្វើការផ្លាស់ប្តូរនូវភាពខុសគ្នារវាងសមតុល្យពីអត្រាការប្រាក់ ថេរនិងសមតុល្យពី អត្រាការប្រាក់អណ្តែតដែលត្រូវបានគណនាទៅលើប្រាក់ដើមដែលបានព្រមព្រៀង។ កិច្ចសន្យាបែបនេះអាចឱ្យសម្ព័ន្ធធនាគារ និងធនាគារ កាត់បន្ថយហានិភ័យនៃការផ្លាស់ប្តូរអត្រាការប្រាក់លើតម្លៃ សមស្របនៃអត្រាការប្រាក់ថេរលើបំណុលដែលបានចេញផ្សាយ និងលំហូរសាច់ប្រាក់ដែលបង្ហាញពីអត្រាការប្រាក់អថេរលើបំណុលដែលបានចេញផ្សាយ។ តម្លៃសមស្របនៃការផ្លាស់ប្តូរអត្រាការប្រាក់នាចុង ការិយបរិច្ឆេទនៃរបាយការណ៍ត្រូវបានកំណត់តាមការធ្វើអប្បបរមាលើលំហូរសាច់ប្រាក់នាពេលអនាគត ដោយប្រើប្រាស់ខ្សែកោងនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងហានិភ័យឥណទានដែលមាននៅក្នុងកិច្ចសន្យា និងបានបកស្រាយដូចខាងក្រោម។ អត្រាការប្រាក់ជាធម្មតា គឺផ្អែកលើសមតុល្យដែលនៅសល់នាចុងកាលបរិច្ឆេទនៃរបាយការណ៍។

តារាងខាងក្រោមបកស្រាយលម្អិតពីសមតុល្យប្រាក់ដើមជាក់ស្តែង និងរយៈពេលនៅសល់នៃកិច្ចសន្យាប្តូរអត្រាការប្រាក់នាចុងការិយបរិច្ឆេទនៃរបាយការណ៍នេះ៖

ការការពារហានិភ័យលំហូរសាច់ប្រាក់

កិច្ចសន្យាដែលនៅមាន	សម្ព័ន្ធធនាគារ									
	អត្រាមធ្យមនៃកិច្ចសន្យា ដែលមានអត្រាការប្រាក់ថេរ		ចំនួនទឹកប្រាក់ដើម				តម្លៃសមស្រប			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល
					(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ឈរពេលតិចជាងមួយឆ្នាំ	០,៦០%	៣,០៣៦%	២០.០០០.០០០	៣.៧៥០.០០០	៤១.២២០.០០០	១៥.៣១៨.៧៥០	៤៦៨.០០០	៥២.៤១១	១.៨០០.៥៤៨	២១៥.៧៣៣
ចាប់ពី មួយឆ្នាំ ដល់ពីរឆ្នាំ	០,៥៦%	២,២៧៣%	៣០.០០០.០០០	៩៩.០០០.០០០	១២១.៨៣០.០០០	៤០៤.៤១៥.០០០	១.៦៨៤.៩៧៣	១.៤៦៣.៤៦២	៦.៨៤២.៦៧៥	៥.៩៧៨.២៤២
ធំជាងពីរឆ្នាំ ដល់ប្រាំឆ្នាំ	០,៥៧%	០,៥៦៥%	២១.០០០.០០០	៦៦.០០០.០០០	៨៥.២៨១.០០០	២៦៩.៦១០.០០០	១.១៤៨.៨៨០	៤.២៣០.៤១៣	៤.៦៦៥.៦០២	១៧.២៨១.២៣៧
			៧១.០០០.០០០	១៦៨.៧៥០.០០០	២៤៨.៣៣១.០០០	៦៨៩.៣៤៣.៧៥០	៣.៣០១.៨៥៣	៥.៧៤៦.៦៨៦	១៣.៤០៨.៤២៥	២៣.៤៧៥.២១២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២៣. ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ (ត)

ការការពារហានិភ័យលំហូរសាច់ប្រាក់(ត)

កិច្ចសន្យាដែលនៅមាន	ធនាគារ									
	អត្រាមធ្យមនៃកិច្ចសន្យាដែលមានអត្រាការប្រាក់ថេរ		ចំនួនទឹកប្រាក់ដើម				តម្លៃសម្រួល			
	ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៤	ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៣	ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ឈរពេលតិចជាងមួយឆ្នាំ	០,៦០%	៣,០៣៦%	២០.០០០.០០០	៣.៧៥០.០០០	៤១.២២០.០០០	១៥.៣១៨.៧៥០	៤៦៨.០០០	៥២.៤១១	១.៩០០.៥៤៨	២១៥.៧៣៣
ចាប់ពី មួយឆ្នាំ ដល់ពីរឆ្នាំ	០,៥៦%	២,២៧៣%	៣០.០០០.០០០	៩៩.០០០.០០០	១២១.៨៣០.០០០	៤០៤.៤១៥.០០០	១.៦៨៤.៩៧៣	១.៤៦៣.៤៦២	៦.៨៤២.៦៧៥	៥.៩៧៨.២៤២
ធំជាងពីរឆ្នាំ ដល់ប្រាំឆ្នាំ	០,៥៧%	០,៥៦៥%	២១.០០០.០០០	៦៦.០០០.០០០	៨៥.២៨១.០០០	២៦៩.៦១០.០០០	១.១៤៨.៨៨០	៤.២៣០.៤១៣	៤.៦៦៥.៦០២	១៧.២៨១.២៣៧
			៧១.០០០.០០០	១៦៨.៧៥០.០០០	២៤៨.៣៣១.០០០	៦៨៩.៣៤៣.៧៥០	៣.៣០១.៨៥៣	៥.៧៤៦.៦៨៦	១៣.៤០៨.៨២៥	២៣.៨៧៥.២១២

ការផ្លាស់ប្តូរអត្រាការប្រាក់ ត្រូវបានទូទាត់ស្របគ្នាជាមួយកាលបរិច្ឆេទផុតកំណត់នៃធាតុដែលការពារ។ សម្ព័ន្ធធនាគារ និងធនាគារនឹងធ្វើការទូទាត់ទៅលើតម្លៃលម្អៀងរវាងអត្រាការប្រាក់ថេរ និងអត្រាការប្រាក់អណ្តែតលើមូលដ្ឋានជាក់ស្តែង។

រាល់កិច្ចសន្យាប្តូរអត្រាការប្រាក់ទាំងអស់ដែលផ្លាស់ប្តូរតម្លៃអត្រាការប្រាក់អណ្តែត សម្រាប់តម្លៃនៃអត្រាការប្រាក់ថេរ ត្រូវបានកំណត់ជាការការពារហានិភ័យដើម្បីកាត់បន្ថយលំហូរសាច់ប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបង្កពីអត្រាការប្រាក់អថេរលើប្រាក់កម្ចី។ ការផ្លាស់ប្តូរអត្រាការប្រាក់ និងការទូទាត់ការប្រាក់លើឥណទានកើតឡើងក្នុងពេលដំណាលគ្នា ហើយសមតុល្យបង្កនៃមូលធន ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញទៅជាគណនីចំណេញ ឬខាតលើកាលបរិច្ឆេទដែលការទូទាត់អត្រាការប្រាក់អណ្តែតលើបំណុលដែលប៉ះពាល់ដល់ចំណេញ ឬខាត។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២៤. បំណុលភតិសន្យា

ការវិភាគបំណុលភតិសន្យារបស់សម្ព័ន្ធធនាគារ និងធនាគារដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
បំណុលភតិសន្យាដែលមិនបានធ្វើអប្បបរមា								
តិចជាងមួយឆ្នាំ	១២.៦៥២.០២៤	១២.៤៩០.៦៩៧	៥១.៣៧៩.៨៦៩	៥១.០២៤.៤៩៧	១២.៤២៦.៣៧០	១២.០៧០.២០២	៥០.៤៦៣.៤៨៩	៤៩.៣០៦.៧៧៥
មួយទៅប្រាំឆ្នាំ	២៣.៨៦២.៥៧៦	២២.៣៤០.៥៨៤	៩៦.៩០៥.៩២១	៩១.២៦១.៣០២	២២.៧២៨.៤៦៩	២១.៤០០.២២៧	៩២.៣០០.៣១៣	៨៧.៤១៩.៩២៧
លើសពីប្រាំឆ្នាំ	៤.៨៥៧.៩២០	៣.០៥៥.៥៧៩	១៩.៧២៨.០១៣	១២.៤៨២.០៤០	១.៨២០.៨៤៦	២២៨.៥៣៣	៧.៣៩៤.៤៥៦	៩៣៣.៥៥៧
បំណុលភតិសន្យាសរុបដែលមិនបានធ្វើអប្បបរមា	៤១.៣៧២.៥២០	៣៧.៨៨៦.៨៦០	១៦៨.០១៣.៨៩៣	១៥៤.៧៦៧.៨៣៩	៣៦.៩៧៥.៦៨៥	៣៣.៦៩៨.៩៦២	១៥០.១៥៨.២៥៨	១៣៧.៦៦០.២៥៩
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា								
រយៈពេលខ្លី	១២.២៥៤.៤៥៧	១២.០៩៤.៩៣០	៤៩.៧៦៥.៣៥០	៤៩.៤០៧.៧៨៩	១២.០៤៤.៧៩៤	១១.៦៨៤.៥៦៥	៤៨.៩១៣.៩០៨	៤៧.៧៤៧.៧៨៨
រយៈពេលវែង	២២.៩៩៨.៤៨៤	២០.៤៣២.៧៥៧	៩៣.៣៤៦.៨៤៣	៨៣.៨៦៧.៤១២	២១.០៩៣.២១១	១៨.៨៥៨.៧៧៣	៨៥.៦៩៩.៥៣០	៧៧.០៣៨.១២៩
សរុបតម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា	៣៥.២៥២.៩៤១	៣២.៥២៧.៦៨៧	១៤៣.១១២.១៩៣	១៣៣.២៧៥.២០១	៣៣.១៣៨.០០៥	៣០.៥៤៣.៣៣៨	១៣៤.៥១៣.៤៣៨	១២៤.៧៨៥.៩១៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២៤. បំណុលភតិសន្យា (ត)

សម្ព័ន្ធធនាគារ និងធនាគារ ជួលការិយាល័យ និងរថយន្តសម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ព័ត៌មានអំពីកិច្ចសន្យាជួល ដែលសម្ព័ន្ធធនាគារ និងធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៣២.៥២៧.៦៨៧	២៤.៤៤៨.៧៧០	១៣២.៤៧៥.៦០១	១១៧.១២៣.៥៨៦	៣០.៥៤៧.៣៤៨	២៦.៤៥៧.៦៣៥	១២៤.៧៨៥.៩១៧	១០៨.៩២៦.០៨៣
ការិក្សានៃក្នុងការិយបរិច្ឆេទ	១៤.០៦៤.៣៩៧	១២.៨៤៤.៩៨៦	៥៧.៣៨២.៧៤០	៥២.៧៥៤.៣៥៨	១៣.៣៨១.៥៨១	១២.៤២២.៩២១	៥៤.៥៩៦.៨៥០	៥១.០២០.៩៣៧
ការទូទាត់ក្នុងការិយបរិច្ឆេទ	(១១.១២៥.៦៨៧)	(១០.២៥៦.៤៥៥)	(៤៥.៣៩២.៨០៣)	(៤២.១២៣.២១១)	(១០.៤៨៩.៤២៥)	(៩.៧៧៧.៤៦៤)	(៤២.៧៩៦.៨៥៤)	(៤០.១៥៦.០៤៥)
ការបញ្ចប់ភតិសន្យាក្នុងការិយបរិច្ឆេទ	(១.៧៦៣.០៩៧)	(៦៩៣.៧៤៣)	(៧.១៩៣.៤៣៦)	(២.៨៤៩.២០៣)	(១.៧៥៥.៥២៦)	(៧០៦.៤០១)	(៧.១៦៤.១៧៤)	(២.៩០១.១៨៩)
ការប្រាក់ក្នុងការិយបរិច្ឆេទ	១.៥៦១.២៦១	១.៤០០.៦៣៥	៦.៣៦៩.៩៤៥	៥.៧៥២.៤០៨	១.៤៥៣.៩៨២	១.២៩៤.៩៤៧	៥.៩៣២.២៤៧	៥.៣១៨.៣៤៧
និយ័តកម្ម	(៧៩២)	-	(៣.២៣១)	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១០.៨២៤)	(២២.១៧០)	(៤៤.១៧៤)	(៩១.០៥២)	៤៤៥	-	១.៨១៦	-
លម្អៀងពីអត្ថប្រយោជន៍	-	-	(៨៣២.៤៤៥)	១៩១.៣៤៣	-	-	(៧៨២.៣៦០)	១៨០.៧៩៩
នាចុងការិយបរិច្ឆេទ	៣៥.២៥២.៩៤១	៣១.៧២២.០២៣	១៤៣.១៦២.១៩៣	១៣០.៧៥៤.១៧៩	៣៣.១៣៨.០០៥	២៩.៦៩១.៦៣៨	១៣៤.៥៧៣.៤៣៨	១២២.៣៨៨.៩៣២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២៤. បំណុលភតិសន្យា (ត)

សម្ព័ន្ធធនាគារ និងធនាគារ ជួលការិយាល័យ និងរថយន្តសម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ព័ត៌មានអំពីកិច្ចសន្យាជួល ដែលសម្ព័ន្ធធនាគារ និងធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៣៤.៩១៣.០៥៧	២៨.៩២៣.២៩៣	១៤៣.៤៩២.៦៦៤	១១៩.៤៥៣.២០០	៣២.៩១៣.៧៥៧	២៦.៩៥៩.០៨៦	១៣៥.២៧៥.៥៤១	១១១.៣៤១.០២៥
ការទិញនៃមក្នុងការិយបរិច្ឆេទ	៣.៦០៧.៦២២	៥.៨៣៦.៣៨២	១៤.៧៤៧.៩៥៥	២៤.១១៥.៩៣០	៣.២៥៤.២៥១	៥.៥១៥.៨៦៤	១៣.៣០៣.៣៧៤	២២.៧៩១.៥៦៧
ការទូទាត់ក្នុងការិយបរិច្ឆេទ	(៣.៧៨១.៣៦១)	(៣.៤៩៤.៤៧០)	(១៥.៤៥៨.២០៤)	(១៤.៤៥៥.៦៧៤)	(៣.៥០៤.២០៩)	(៣.២១១.៧៥០)	(១៤.៣២៥.២០៦)	(១៣.២៧០.៩៥១)
ការបញ្ចប់ភតិសន្យាក្នុងការិយបរិច្ឆេទ	(២៣.៩៥៧)	(២០.១៩៣)	(៩៧.៩៣៦)	(៨៣.៤៣៧)	(២៤.០០៦)	(២៤.៩១១)	(៩៨.១៣៧)	(១០២.៩៣២)
ការប្រាក់ក្នុងការិយបរិច្ឆេទ	៥៣៣.៧៩០	៤៨៩.១៧៤	២.១៨២.១៣៤	២.០២១.២៨៣	៤៩៦.៧៥២	៤៥៣.៣៤៥	២.០៣០.៧២២	១.៨៧៣.២២២
លម្អៀងពីការប្តូរប័ណ្ណ	៣.៧៩០	(៤.១៦៧)	១៥.៤៩៤	(៣៣.៧៤៦)	១.៤៦០	-	៥.៩៦៤	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(១.៧១៩.៩១៤)	(២៥៩.៣៧៣)	-	-	(១.៦១៤.៨២៤)	(២៤២.៩៩៩)
នាចុងការិយបរិច្ឆេទ	៣៥.២៥២.៩៤១	៣១.៧២២.០២៣	១៤៣.១៦២.១៩៣	១៣០.៧៥៤.១៧៩	៣៣.១៣៤.០០៥	២៩.៦៩១.៦៣៤	១៣៤.៥៧៣.៤៣៤	១២២.៣៤៨.៩៣២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២៤. បំណុលភតិសន្យា (ត)

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ចន្លោះពេលដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ការចំណាយទាក់ទងនឹងភតិសន្យារយៈពេលខ្លី	១.៩៩០	៣៧៣	៤.១១៩	១.៥៣២	-	-	-	-
ការចំណាយទាក់ទងនឹងភតិសន្យាអចេរ	-	១៦.៧៩២	-	៦៤.៩៦៥	-	១៦.៧៩២	-	៦៤.៩៦៥
	១.៩៩០	១៧.១៦៥	៤.១១៩	៧០.៤៩៧	-	១៦.៧៩២	-	៦៤.៩៦៥

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ការចំណាយទាក់ទងនឹងភតិសន្យារយៈពេលខ្លី	៧៦១	៣៧៣	៣.១១១	១.៥៤១	-	-	-	-

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២៤. បំណុលភតិសន្យា (ត)

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់ចន្លោះពេលដូចខាងក្រោម៖ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
លំហូរសាច់ប្រាក់ចេញសរុបសម្រាប់ទូទាត់កាដូល	១១.១២៥.៦៨៧	១០.២៥៦.៤៥៥	៤៥.៣៩២.៨០៣	៤២.១២៣.២៦១	១០.៤៨៩.៤២៥	៩.៧៧៧.៤៦៤	៤២.៧៩៦.៨៥៤	៤០.១៥៦.០៤៥

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
លំហូរសាច់ប្រាក់ចេញសរុបសម្រាប់ទូទាត់កាដូល	៣.៧៨១.៣៦១	៣.៤៩៨.៤៧០	១៥.៤៥៨.២០៤	១៤.៤៥៥.៦៧៨	៣.៥០៤.២០៩	៣.២១១.៧៥០	១៤.៣២៥.២០៦	១៣.២៧០.៩៥១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២៥. អត្ថប្រយោជន៍និយោជិត

		សម្ព័ន្ធធនាគារ				ធនាគារ			
		ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
អត្ថប្រយោជន៍ប្រាក់បំណាច់អតិថិភាពការងារ	(ក)	៩.៤៧២.៩៤១	៥.៩៦១.៦២៧	៣៤.៤៦៩.៦១៣	២៤.៣៥៣.២៤៦	៩.៣៦២.៣៦៨	៥.៩១២.១១២	៣៤.០២០.៥៧៧	២៤.១៥០.៩៧៧
អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ	(ខ)	២.៤៥១.៤៨១	២.៣៥៩.០៦៩	១១.៥៨១.៤៨៩	៩.៦៣៦.៧៩៧	២.៧៦៩.០២៣	២.២១៧.៤៣៤	១១.២៤៥.០០២	៩.០៥៩.៤៥២
មូលនិធិសោធននិវត្តន៍		៧២.៥៥៩	៧១.៩២៥	២៩៤.៦៦២	២៩៣.៤១៤	៧១.២១៤	៧០.៦៩០	២៨៩.២០០	២៨៨.៧៦៩
អត្ថប្រយោជន៍ពេលចូលនិវត្តន៍	(*)	-	-	-	-	-	-	-	-
		<u>១២.៣៨៧.៣៨១</u>	<u>៨.៣៨០.៦២១</u>	<u>៥០.៣៤៥.៧០៤</u>	<u>៣៤.២៨៣.៤៥៧</u>	<u>១២.២០២.៦០៥</u>	<u>៨.២០០.៦៣៦</u>	<u>៤៥.៥៥៤.៧៧៩</u>	<u>៣៣.៤៩៩.៥៥៨</u>
រយៈពេលខ្លី		៣.៣៨១.២៥៩	១.៥៩១.៩២៤	១៣.៧៣១.២៩៣	៦.៥០៣.០១០	៣.២៩៥.២៩៩	១.៤៩៣.៦៥២	១៣.៣៨២.២០៨	៦.១០១.៥៦៨
រយៈពេលវែង		៩.០១៦.១២២	៦.៨០០.៦៩៧	៣៦.៦៥៤.៤១១	២៧.៧៨០.៤៤៧	៤.៤០៣.៧២៦	៦.៧២៣.៧៨២	៣១.៨៦២.៨៧១	២៧.៣៥៧.៨៨៤
		<u>១២.៣៩៧.៣៨១</u>	<u>៨.៣៩២.៦២១</u>	<u>៥០.៣៨៥.៧០៤</u>	<u>៣៤.២៨៣.៤៥៧</u>	<u>១២.២០២.៦០៥</u>	<u>៨.២០០.៦៣៦</u>	<u>៤៥.៥៥៤.៧៧៩</u>	<u>៣៣.៤៩៩.៥៥៨</u>

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ក្នុងរយៈពេល ១២ ខែ	៧២.៥៥៩	៧៤.៧០៥	២៩៤.៦៦២	៣០៥.១៧០	៧១.២១៤	៧៣.៤៧០	២៨៩.១៩៩	៣០០.១២៥
រវាងពី២ខែទៅ៣ខែ	២.៤៥២.១២១	៩១៤.៥៦៨	១០.៧៣០.៤៦៦	៩.៧៥២.៣៥០	២.៥៩៩.៤៤១	៨២៤.៧២២	១០.៥៤១.៧១០	៩.៣៦៨.៩៨៩
រវាងពី៤ខែទៅ៦ខែ	៣០០.៥៥២	៣០០.៥៥៩	១.២២០.៧០៤	១.២២៩.៤១៤	២២៣.០២១	៣០០.៣៨១	១.០៦៦.១២៨	១.២២៧.០៥៦
រវាងពី៧ខែទៅ១២ខែ	៣៦៥.៧៨៧	២៩៧.៦៩២	១.៤៨៥.៤៦១	១.២១៦.០៧២	៣៦៥.២២៣	២៩៥.០៧៩	១.៤៨៣.១៧១	១.២០៥.៣៨៤
លើសពី ១២ខែ	៩.០១៦.១២២	៦.៨០០.៦៩៧	៣៦.៦៥៤.៤១១	២៧.៧៨០.៤៤៧	៤.៤០៣.៧២៦	៦.៧២៣.៧៨២	៣១.៨៦២.៨៧១	២៧.៣៥៧.៨៨៤
	<u>១២.៣៩៧.៣៨១</u>	<u>៨.៣៩២.៦២១</u>	<u>៥០.៣៨៥.៧០៤</u>	<u>៣៤.២៨៣.៤៥៧</u>	<u>១២.២០២.៦០៥</u>	<u>៨.២០០.៦៣៦</u>	<u>៤៥.៥៥៤.៧៧៩</u>	<u>៣៣.៤៩៩.៥៥៨</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២៥. អត្ថប្រយោជន៍និយោជិត (ត)

(*) អត្ថប្រយោជន៍ពេលចូលនិវត្តន៍

(i) បម្រែបម្រួលលើកាតព្វកិច្ចអត្ថប្រយោជន៍ពេលចូលនិវត្តន៍ក្នុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	-	២២.៥៨១.៥៣៩	-	៩២.៩៦៨.១៩៦	-	២១.៩៦៩.៨០០	-	៩០.៤៤៩.៦៦៦
តម្លៃសេវាកម្មបច្ចុប្បន្ន	-	១៦៤.៩៤៤	-	៦៧៧.៤២៥	-	១៣២.៩៩៧	-	៥៤៦.២១៩
ចំណាយការប្រាក់	-	១៤៥.៣៣៩	-	៥៩៦.៩០៧	-	១៣២.៤១៥	-	៥៤៣.៨២៤
អត្ថប្រយោជន៍បានបង់	-	(២២.៤៦៤.៣១៥)	-	(៩២.២៦០.៩៤២)	-	(២១.៩២០.០៣៦)	-	(៩០.០២៥.៥៨៤)
ចំណេញពីការទូទាត់អត្ថប្រយោជន៍	-	(៤៣១.៥៨៣)	-	(១.៧៧២.៥១១)	-	(៣១៤.៩៣៤)	-	(១.២៩៣.៤៥០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	៤.០៧៦	-	១៦.៧៤០	-	(២៣៤)	-	(៩៧៧)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	(២២៥.៨១៥)	-	-	-	(២១៩.៦៩៤)
នាចុងការិយបរិច្ឆេទ	-	-	-	-	-	-	-	-

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២៥. អត្ថប្រយោជន៍និយោជិត (ត)

អត្ថប្រយោជន៍ពេលចូលនិវត្តន៍ (ត)

(ii) ចំនួនទឹកប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល ត្រូវបានកំណត់ដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ឆ្នាំ២០២៤				សម្រាប់ដំណាច់ការិយបរិច្ឆេទ ឆ្នាំ២០២៣			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
តម្លៃសេវាកម្មបច្ចុប្បន្ន	-	១៦៤.៩៤៤	-	៦៧៧.៤២៥	-	១៣២.៩៩៧	-	៥៤៦.២១៩
ចំណាយការប្រាក់	-	១៤៥.៣៣៩	-	៥៩៦.៩០៧	-	១៣២.៤១៥	-	៥៤៣.៨២៨
ចំណេញពីការទូទាត់អត្ថប្រយោជន៍	-	(៤៣១.៥៨៣)	-	(១.៧៧២.៥១១)	-	(៣១៤.៩៣៤)	-	(១.២៩៣.៤៥០)
	-	(១២១.៣០០)	-	(៤៩៨.១៧៩)	-	(៤៩៥.៨៥២)	-	(២០៣.៤០៣)

ក្នុងអំឡុងដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្ព័ន្ធធនាគារ និងធនាគារ បានធ្វើវិសោធនកម្មទៅលើគោលការណ៍ប្រតិបត្តិ ស្តីពីប្រាក់សោធននិវត្តន៍របស់និយោជិត ហើយបានសម្រេចបញ្ចប់គម្រោងអត្ថប្រយោជន៍ចូលនិវត្តន៍ ដោយសារសម្ព័ន្ធធនាគារ និងធនាគារមានកាតព្វកិច្ចផ្គត់ផ្គង់ដែលរាជរដ្ឋាភិបាលកម្ពុជាតម្រូវឱ្យបង់ថ្លៃទៅលើអត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ និងមូលនិធិសោធននិវត្តន៍។ ដូច្នេះហើយ សម្ព័ន្ធធនាគារ និងធនាគារ បានទូទាត់ចំនួនទឹកប្រាក់ដែលបានបង្កសម្រាប់អត្ថប្រយោជន៍ចូលនិវត្តន៍ ក្នុងចំនួន ២២.៤៦៤.៣១៥ ដុល្លារអាមេរិក និងចំនួន ២១.៩២០.០៣៦ ដុល្លារអាមេរិក រៀងគ្នា ជាមួយសមតុល្យនៅសល់ ចំនួន ៣៥០.៨៥២ ដុល្លារអាមេរិក និង២២៦.៨៤៥ ដុល្លារអាមេរិក បន្ទាប់ពីមានការទូទាត់សងត្រូវបានកត់ត្រាទៅចំណេញ ឬខាតរៀងរៀងគ្នា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២៥. អត្ថប្រយោជន៍និយោជិត (ត)

(ក) អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ

បម្រែបម្រួលនៅក្នុងអត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ នៃខែបានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ នៃខែបានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៥.៩៦១.៦២៧	៦.១២៣.១១៦	២៤.៣៥៣.២៤៦	២៥.២០៨.៨៦៨	៥.៩១២.១១២	៦.០៧៨.០៦៧	២៤.១៥០.៩៧៧	២៥.០២៣.៤០២
ការបន្ថែម (កំណត់សម្គាល់ ៣១)	៨.៤៤៨.១២៥	៧.៧០៣.៧៣៨	៣៤.៤៦៨.៣៥០	៣១.៦៣៩.២៥២	៨.៣០១.៩៣៧	៧.៥៧៨.២៣៥	៣៣.៨៧១.៩០៣	៣១.១២៣.៨១១
អត្ថប្រយោជន៍បានបង់	(៤.៩២៩.០៥៤)	(៥.២៨១.៨៤៣)	(២០.១១០.៥៥៧)	(២១.៦៩២.៥២៩)	(៤.៨៤៤.២១៥)	(៥.២០២.១៩៤)	(១៩.៧៦៤.៣៩៧)	(២១.៣៦៥.៤២៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៧.៧៥៣)	(៤.៤៥០)	(៣១.៦៣២)	(១៨.២៧៦)	(៧.៤៦៦)	(៤.៤០៧)	(៣០.៤៦១)	(១៨.១០០)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(២០៩.៧៩៤)	៦៦.៨៧៧	-	-	(២០៧.៤៤៥)	៦៥.៩៦៥
នាចុងការិយបរិច្ឆេទ	៩.៤៧២.៩៤១	៨.៥៤០.៥៦១	៣៨.៤៦៩.៦១៣	៣៥.២០៤.១៩២	៩.៣៦២.៣០៤	៨.៤៤៩.៦៩៧	៣៨.០២០.៥៧៧	៣៤.៨២៩.៦៥១

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែបានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែបានបញ្ចប់			
	ថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៦.៣១១.០៧៣	៦.១៦៥.០៦៤	២៥.៩៣៨.៥១០	២៥.៤៦១.៧១៤	៦.២៥៤.៩៧៤	៦.១១៧.០១១	២៥.៧០៧.៩៤២	២៥.២៦៣.២៥៥
ការបន្ថែម (កំណត់សម្គាល់ ៣១)	៣.២១១.៣៣៧	២.៣៧៦.០០៧	១៣.១២៧.៩៤៦	៩.៨១៧.៦៦១	៣.១៥៤.៥៩១	២.៣៣៣.១៧១	១២.៨៩៥.៩៦៨	៩.៦៤០.៦៦៣
អត្ថប្រយោជន៍បានបង់	(៤៥.២៣៦)	-	(១៨៤.៩២៥)	-	(៤៣.០៩២)	-	(១៧៦.១៦០)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៤.២៣៣)	(៥១០)	(១៧.៣០៥)	(២.១០៧)	(៤.១០៥)	(៤៨៥)	(១៦.៧៨១)	(២.០០៤)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៣៩៤.៦១៣)	(៧៣.០៧៦)	-	-	(៣៩០.៣៩២)	(៧២.២៦៣)
នាចុងការិយបរិច្ឆេទ	៩.៤៧២.៩៤១	៨.៥៤០.៥៦១	៣៨.៤៦៩.៦១៣	៣៥.២០៤.១៩២	៩.៣៦២.៣០៤	៨.៤៤៩.៦៩៧	៣៨.០២០.៥៧៧	៣៤.៨២៩.៦៥១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២៥. អត្ថប្រយោជន៍និយោជិត (ត)

(ខ) អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ

បម្រែបម្រួលនៅក្នុងអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	២.៣៥៩.០៦៩	៤.៩៩៤.០០៦	៩.៦៣៦.៧៩៧	១៤.៩២៩.៩៩១	២.២១៧.៤៣៤	៤.៥០៧.៧៥០	៩.០៥៩.៤៥២	១៤.៥៥៤.៤០៧
ការបន្ថែម (កំណត់សម្គាល់ ៣១)	១.២៦៦.៣៤៤	១.២៥៧.៦៩៤	៥.១៦៦.៤៤៧	៥.១៦៥.៣៤៩	១.២២៩.៤២៩	១.១៩៣.០០៧	៥.០១៦.០៧០	៤.៨៩៩.៦៨០
អត្ថប្រយោជន៍បានបង់	(៧៦៣.១៩៦)	(៣.៨៧២.៥២៦)	(៣.១១៣.៨៤០)	(១៥.៩០៤.៤៦៤)	(៦៧៧.៤៧៤)	(៣.៨៧២.៥២៦)	(២.៧៦៤.០៩៤)	(១៥.៩០៤.៤៦៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១០.៣៧៦)	(៣៣.៤៨៩)	(៤២.៣៣៤)	(១៣៧.៥៣៩)	(៧៦៦)	(៧២២)	(៣.១២៥)	(២.៩៦៥)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៦៥.៩៨១)	(១៦.៧៣៥)	-	-	(៦៣.៧០១)	(១៧.៦៦៦)
នាចុងការិយបរិច្ឆេទ	២.៨៥១.៨៨១	១.៩៤៩.៦៨៥	១១.៥៨១.៤៨៩	៤.០៣៦.៦០២	២.៧៦៩.០២៣	១.៨២៧.៥០៩	១១.២៤៥.០០២	៧.៥៣២.៩៩២

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	២.៣៩២.៣៣៤	១.៥២៤.៤៣២	៩.៨៣២.៥០៩	៦.៣១២.៤២៤	២.៣២៤.០៦៩	១.៤១៦.៨៨៧	៩.៥៥១.៩២៤	៥.៨៥១.៧៤៣
ការបន្ថែម (កំណត់សម្គាល់ ៣១)	៤៦៣.៩៣៦	៤២៨.១០៤	១.៨៩៦.៥៧០	១.៧៦៨.៩២៦	៤៥០.៣១៦	៤១០.៦៩៥	១.៨៤០.៨៩២	១.៦៩៦.៩៩២
អត្ថប្រយោជន៍បានបង់	(៤.៨៦៧)	-	(១៩.៨៩៦)	-	(៤.៨៦៧)	-	(១៩.៨៩៦)	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	៤៧៤	(៦.៨៥១)	១.៩៣៨	(២៨.៣០៨)	(៤៩៥)	(៧៣)	(២.០២៤)	(៣០២)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(១២៩.៦៣២)	(១៦.៤៤០)	-	-	(១២៩.៨៨៤)	(១៥.៤៤១)
នាចុងការិយបរិច្ឆេទ	២.៨៥១.៨៨១	១.៩៤៩.៦៨៥	១១.៥៨១.៤៨៩	៤.០៣៦.៦០២	២.៧៦៩.០២៣	១.៨២៧.៥០៩	១១.២៤៥.០០២	៧.៥៣២.៩៩២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២៦. ដើមទុន និង បុព្វលាភភាគហ៊ុន

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើមទុនចុះបញ្ជីសរុបមាន ៤៣៣.១៦៣.០១៩ ភាគហ៊ុន ដែលមានតម្លៃចារឹក ១ ដុល្លារអាមេរិក ក្នុង ១ ភាគហ៊ុន។ ភាគហ៊ុនទាំងអស់ត្រូវបានបង្កើតឡើងដោយភាគហ៊ុនិក និងអាស្រ័យទៅតាមចំណែកភាគហ៊ុនរបស់ពួកគេនៅក្នុងធនាគារដូចខាងក្រោម៖

ដើមទុន

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		
	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក	ភាគហ៊ុនគិតជាភាគរយ	ចំនួនភាគហ៊ុន	ដុល្លារអាមេរិក	ភាគហ៊ុនគិតជាភាគរយ
ACLEDA Financial Trust	១២២.៦០២.១១៩	១២២.៦០២.១១៩	២៨,៣០៣%	១២១.៤៧៧.៣៦៨	១២១.៤៧៧.៣៦៨	២៨,០៤៤%
SMBC	៧៤.២៥៩.៣១០	៧៤.២៥៩.៣១០	១៧,០៦៦%	៧៤.២៥៩.៣១០	៧៤.២៥៩.៣១០	១៧,០៦៦%
COFIBRED S.A	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%
ORIX Corporation	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,១២៧%
NHTPE Rumdul	១៥.១៦០.៧០៦	១៥.១៦០.៧០៦	៣,៥០០%	១៥.១៦០.៧០៦	១៥.១៦០.៧០៦	៣,៥០០%
Triodos Microfinance Fund	៦.២៧៤.៥៤២	៦.២៧៤.៥៤២	១,៤៤៨%	៦.២៧៤.៥៤២	៦.២៧៤.៥៤២	១,៤៤៨%
Triodos Fair Share Fund	៥.៣៦៥.៤៤៤	៥.៣៦៥.៤៤៤	១,២៣៨%	៥.៣៦៥.៤៤៤	៥.៣៦៥.៤៤៤	១,២៣៨%
Shareholders Legalised from ASA, Plc.	២៤.៩១៦.៤០៤	២៤.៩១៦.៤០៤	៥,៧៥២%	២៤.៩១៦.៤០៤	២៤.៩១៦.៤០៤	៥,៧៥២%
Public Shareholders	៧៥.៥២៣.២០៤	៧៥.៥២៣.២០៤	១៧,៤៣៥%	៧៦.៦៤៧.៩៥៥	៧៦.៦៤៧.៩៥៥	១៧,៦៩៤%
	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១០០%	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១០០%

សម្បូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)

១.៧៣២.៦៥២.០៧៦

១.៧៣២.៦៥២.០៧៦

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ភាគហ៊ុនិកពិតប្រាកដចំនួន ១១.៤៨៨ នៃ ASA, Plc. ដែលជាម្ចាស់ភាគហ៊ុនស្ថាប័នមួយរបស់ធនាគារ បានធ្វើឱ្យភាគហ៊ុនទាំងអស់របស់ខ្លួនស្របច្បាប់លើភាគហ៊ុនសរុប ១០៧.២០៤.៥៤៧ ស្មើនឹង ២៤,៧៤៩% នៃភាគហ៊ុនសរុបរបស់ធនាគារស្របតាមវិធានការដែលពាក់ព័ន្ធ ច្បាប់និងបទប្បញ្ញត្តិពី ន.ម.ក។ បន្ទាប់ពីធ្វើឱ្យស្របច្បាប់ ៤% នៃភាគហ៊ុនរបស់ធនាគារស្មើនឹង ១៧.៣២៦.៥២១ ភាគហ៊ុន នឹងត្រូវបានបង្ហាញនៅលើទិន្នន័យមូលហេតុកម្ពុជា។ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ASA, Plc. បានបន្ថែមភាគហ៊ុនស្របច្បាប់ នៅលើទិន្នន័យមូលហេតុកម្ពុជាចំនួន ៦៤.៩១៥.១៩០ ភាគហ៊ុនដែលស្មើនឹង ១៤,៩៨៦%។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២៦. ដើមទុន និង បុព្វលាភភាគហ៊ុន (ត)

បុព្វលាភភាគហ៊ុន

បុព្វលាភភាគហ៊ុនតំណាងឱ្យចំនួនដែលលើសឆ្លងទឹកប្រាក់ដែលធនាគារបានទទួលពីការបោះផ្សាយភាគហ៊ុនថ្មី ហើយការទូទាត់ចំណាយប្រតិបត្តិការដែលទាក់ទងដោយផ្ទាល់លើការបោះផ្សាយ នឹងតម្លៃចារឹកនៃភាគហ៊ុនដែលបានបោះផ្សាយ។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ធនាគារបានចុះបញ្ជីភាគហ៊ុនរបស់ខ្លួននៅក្នុងផ្សារមូលហ្វូតកម្ពុជា (ផមក)។ ចំនួនភាគហ៊ុនថ្មីដែលបានបោះផ្សាយមានចំនួន ៤.៣៤៤.៨៦៥ ភាគហ៊ុនដែលមានតម្លៃចារឹក ៤.០០០ រៀល (០,៩៨ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុនហើយតម្លៃបោះផ្សាយលក់ជាសាធារណៈលើកដំបូង ១៦.២០០ រៀល (៣,៩៧ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន។ ធនាគារបានទទួលសាច់ប្រាក់ពីការបោះផ្សាយភាគហ៊ុនថ្មីចំនួន ១៧.០៨២.១០៥ ដុល្លារអាមេរិក និងមានចំណាយប្រតិបត្តិការទាក់ទងដោយផ្ទាល់លើការបោះផ្សាយមូលហ្វូតកម្ពុជាសិទ្ធិជាសាធារណៈដំបូងចំនួន ១.០៣១.០២៥ ដុល្លារអាមេរិក ដោយទទួលបានបុព្វលាភភាគហ៊ុនចំនួន ១១.៧០៦.២១៥ ដុល្លារអាមេរិក (៤៨.២៣៥.៤៥៩ ពាន់រៀល)។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្ចាស់ភាគហ៊ុនបានអនុម័តឱ្យកែប្រែលក្ខន្តិកៈក្រុមហ៊ុនទាក់ទងនឹងការបង្កើនដើមទុនសម្រាប់ការបោះផ្សាយលក់មូលហ្វូតជាសាធារណៈលើកដំបូង។ លក្ខន្តិកៈត្រូវបានអនុម័តដោយធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ និងក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ រៀងគ្នា។

ភាគលាភ

ក្នុងអំឡុងការិយបរិច្ឆេទ ភាគលាភត្រូវបានប្រកាស និងត្រូវបានទូទាត់ទៅភាគហ៊ុនិករបស់ធនាគារដោយធនាគារដូចខាងក្រោម៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
- ក្នុងដំណាច់ការិយបរិច្ឆេទបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖ ១៤០,៤៧៩៥ រៀលក្នុងមួយភាគហ៊ុន ធម្មតាត្រូវបានប្រកាសនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ និងបានទូទាត់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤	១៤.៨០៥.៤៨០	-	៦០.៨៥០.៥២៤	-
- ក្នុងដំណាច់ការិយបរិច្ឆេទបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៖ ៦៨៥,៨៩៨៥ រៀលក្នុងមួយភាគហ៊ុន ធម្មតាត្រូវបានប្រកាសនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ និងបានទូទាត់នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣	-	៧២.៦៩៥.៣៤៣	-	២៩៧.១០៥.៨៦៥

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

សម្ព័ន្ធធនាគារ				ធនាគារ			
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
ថ្ងៃទីពានខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទីពានខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទីពានខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទីពានខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទីពានខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទីពានខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទីពានខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទីពានខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
៥៧២.៥៩០.៩៩៩ ៦.២៦៥.៩០០	៥៤០.៥៨១.៩៩៤ ៤.១៦៩.៤៤៣	២.៣៣៦.១៧១.២៧៦ ២៥.៥៦៤.៨៧២	២.២២០.១៧០.២៤៩ ១៧.១២៣.៩០២	៥៤៨.៣៣០.៨៧៨ ៦.២៦៥.៩០០	៥១៨.៩៥៣.០៩១ ៤.១៦៩.៤៤៣	២.២៣៧.១៨៩.៩៨២ ២៥.៥៦៤.៨៧២	២.១៣១.៣៤០.៣៤៥ ១៧.១២៣.៩០២
១.០០៣.៦៣៥ ១៣.៩៨៩.០០៣ ៤៧៣.៧៩៣ ៥៩៤.៣២៣.៣៣០	៣.៥៥៧.៥៨៨ ១២.៤៦៧.០៥៧ ៤០២.៣៩៦ ៥៦១.១៧៨.៨៧៨	៤.០៩៤.៨៣១ ៥៧.០៧៥.១៣២ ១.៩៣៣.០៧៥ ២.៤២៤.៨៣៩.១៨៦	១៤.៦១១.០១៥ ៥១.២០២.២០៣ ១.៦៥២.៦៤០ ២.៣០០.៧៦០.០០៩	៩៧៦.១៩៤ ១៣.៩៨៩.០០៣ ៤២២.៣១៩ ៥៦៩.៩៨៤.២៩៤	៣.៥៤០.៥៧៥ ១២.៤៦៧.០៥៧ ៤០២.៣៩៦ ៥៣៩.៥៣២.៥៦២	៣.៩៨២.៨៧១ ៥៧.០៧៥.១៣៣ ១.៧២៣.០៦២ ២.៣២៥.៥៣៥.៩២០	១៤.៥៤១.១៤១ ៥១.២០២.២០៤ ១.៦៥២.៦៤០ ២.២១៥.៨៦០.២៣២
សម្ព័ន្ធធនាគារ				ធនាគារ			
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
ថ្ងៃទីពានខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទីពានខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទីពានខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទីពានខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទីពានខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទីពានខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទីពានខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទីពានខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
១៩១.២៥៣.៧២២ ២.៣៧៣.៦១៥	១៨៣.៨១៣.៥១៧ ១.០៥៩.៧៤៩	៧៨១.៨៤៥.២១៦ ៩.៧០៣.៣៣៨	៧៥៩.៥១៧.៤៥២ ៤.៣៧៨.៨៨៣	១៨៣.២២៧.៥០៨ ២.៣៧៣.៦១៥	១៧៦.៩១២.៤៥៦ ១.០៥៩.៧៤៩	៧៤៩.០៣៤.០៥៣ ៩.៧០៣.៣៣៨	៧៣១.០០២.២៦៨ ៤.៣៧៨.៨៨៣
៧២០.៧៣១ ៤.៩១០.៤៦០ ១៩៣.៤៥២ ១៩៩.៤៥១.៩៨០	៤៩៦.៨១៤ ៣.៦៩៩.០០៥ ១៤៥.២៨៤ ១៨៩.២១៤.៣៦៩	២.៩៤៦.៣៤៨ ២០.០៧៣.៩៦០ ៧៩០.៨៣២ ៨១៥.៣៥៩.៦៩៤	២.០៥២.៨៣៦ ១៥.២៨៤.២៨៩ ៦០០.៣១៣ ៧៨១.៨៣៣.៧៧៣	៧១២.៣៥៧ ៤.៩១០.៤៦០ ១៤២.៨០១ ១៩១.៣៦៦.៧៤១	៤៩១.៧៨២ ៣.៦៩៩.០០៥ ១៤៥.២៨៤ ១៨២.៣០៨.២៧៦	២.៩១២.១១៦ ២០.០៧៣.៩៦០ ៥៨៣.៧៧០ ៧៨២.៣០៧.២៣៧	២.០៣២.០៤៣ ១៥.២៨៤.២៨៩ ៦០០.៣១៣ ៧៥៣.២៩៧.៧៩៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២៨. ចំណាយការប្រាក់

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ឆ្នាំ២០២៤				សម្រាប់ដំណាច់ការិយបរិច្ឆេទ ឆ្នាំ២០២៣			
	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣០ខែកញ្ញា
	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ៖								
ប្រាក់បញ្ញើមានកាលកំណត់	១២.៣០៥.៥២០	១២.៩៩៤.០៨៩	៥០.២០៦.៥២២	៥៣.៣៨៣.១៥២	១០.២៩២.០៧០	១១.៤៦៣.៤០០	៤១.៩៩១.៦៤៦	៤៧.០៨០.១៨៤
ប្រាក់បញ្ញើសន្សំ	៩២.២៧៦	៧៣.៧៣៥	៣៧៦.៤៨៦	៣០២.៤៣០	៨១.៨៦០	៦០.០៩៨	៣៣៣.៩៨៩	២៤៦.៨២២
គណនីចរន្ត	២៤.២២៧	១៦៣.៧៧៥	១១៥.១៦៦	៦៧២.៦២៤	២៤.២២៧	១៦៣.៧៧៥	១១៥.១៦៦	៦៧២.៦២៤
ប្រាក់បញ្ញើរបស់អតិថិជន៖								
ប្រាក់បញ្ញើមានកាលកំណត់	១៦៥.២៩៤.៣៧៣	១៤៥.៥៨២.៤៣៧	៦៧៤.៤០១.០៤២	៥៩៧.៩០៧.០៦៩	១៦២.១៧៧.៧៤៣	១៤៣.០៣៩.៨៣៧	៦៦១.៦៨៥.១៩១	៥៨៧.៤៦៤.៦១១
ប្រាក់បញ្ញើសន្សំ	១៤.៣៩៤.២១១	១៥.៤១៤.៨៤៤	៧៥.០៤៨.៣៨១	៦៣.៣០៨.៧៦៤	១៧.៨៦៧.៩៨០	១៤.៩៣៨.៤៦២	៧២.៩០១.៣៥៨	៦១.៣៥២.២៦៣
គណនីចរន្ត	៧.៤៩៤.៤០២	៥.៧១៧.១៤៣	៣០.៥៧៧.១៦០	២៣.៤៨០.៣០៦	៧.៤៩៣.១៩៨	៥.៧១៦.០៣៤	៣០.៥៧២.២៤៨	២៣.៤៨៥.៧៥២
ប្រាក់កម្ចី	៤៧.៣៨០.៣៩៩	៥៣.៨៤២.៩៧៧	១៩៣.៣១២.០២៨	២២១.១៣៣.១០៦	៤៦.៥២៦.៦៧១	៥៣.០៣៦.៤៣៨	១៨៩.៨២៨.៨១៨	២១៧.៨២០.៦៥១
បំណុលបន្ទាប់បន្សំ	៧.៨៩៩.៨៣៤	៦.៧៣៧.៣១៤	៣២.២៣១.៣២២	២៧.៦៧០.១៤៩	៧.៨៩៩.៨៣៥	៦.៧៣៧.៣១៤	៣២.២៣១.៣២៦	២៧.៦៧០.១៤៩
ចំណាយការប្រាក់លើកតិសន្យា	១.៥៦១.២៦១	១.៤០០.៦៣៥	៦.៣៦៩.៩៤៥	៥.៧៥២.៤០៨	១.៤៥៣.៩៨២	១.២៩៤.៩៤៧	៥.៩៣២.២៤៧	៥.៣១៨.៣៤៧
	២៦០.៤៥០.៥០៣	២៤១.៩៣០.៩៤៩	១.០៦២.៦៣៨.០៥២	៩៩៣.៦១០.៤០៨	២៥៣.៨២១.៥៦៦	២៣៦.៤៥០.៣០៥	១.០៣៥.៥៩១.៩៨៩	៩៧១.១០១.៤០៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២៨. ចំណាយការប្រាក់ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ៖								
ប្រាក់បញ្ញើមានកាលកំណត់	៣.៨៦១.៥៤៥	៤.៥៩២.០០៨	១៥.៧៨៥.៩៩៦	១៨.៩៧៤.១៧៧	៣.១៦៩.៩៦៥	៤.០៤៥.៨១៦	១២.៩៥៨.៨១៧	១៦.៧១៧.៣១២
ប្រាក់បញ្ញើសន្សំ	៣៣.១២៧	២៧.៩៧៤	១៣៥.៤២៣	១១៥.៥៨៩	៣០.១៧៩	២១.៨៥១	១២៣.៣៧២	៩០.២៨៤
គណនីចរន្ត	៩.២០១	៥៤.៤០៧	៣៧.៦១៤	២២៤.៨១០	៩.២០១	៥៤.៤០៧	៣៧.៦១៤	២២៤.៨១០
ប្រាក់បញ្ញើរបស់អតិថិជន៖								
ប្រាក់បញ្ញើមានកាលកំណត់	៥៥.០៦២.២១៤	៥២.០៧៤.៨៣០	២២៥.០៩៤.៣៣១	២១៥.១៧៣.១៩៨	៥៣.៩០៣.០២៨	៥១.១៨៩.៧៨២	២២០.៣៥៥.៥៧៨	២១១.៥១៦.១៧៩
ប្រាក់បញ្ញើសន្សំ	៦.៤៩៨.៤៧០	៤.៨៥១.៧៩៥	២៦.៥៦៥.៧៤៥	២០.០៤៧.៦១៧	៦.៣១៣.១១៩	៤.៦៨៥.៤៥០	២៥.៨០៤.០៣០	១៩.៣៦០.២៧៩
គណនីចរន្ត	២.៧២៣.៥៧៩	២.០៣៩.២៨៤	១១.១៣៣.៩៩១	៨.៤២៦.៣៣៧	២.៧២៣.១២៣	២.០៣៨.៨៦៤	១១.១៣២.១២៨	៨.៤២៤.៥៨៥
ប្រាក់កម្ចី	១៤.៨៥៨.៣៥៣	១៧.១១៣.៤៤៩	៦០.៧៤០.៩៤៧	៧០.៧១២.៧៧១	១៤.៥៧៧.២៩០	១៦.៨៣០.១២៥	៥៩.៥៩១.៩៦២	៦៩.៥៤២.០៧៧
បំណុលបន្ទាប់បន្សំ	៣.៤៩២.០៨៨	២.២៦២.៤៣៧	១៤.២៧៥.៦៥៦	៩.៣៤៨.៣៩០	៣.៤៩២.០៨៩	២.២៦២.៤៣៧	១៤.២៧៥.៦៦០	៩.៣៤៨.៣៩០
ចំណាយការប្រាក់លើគតិសន្យា	៥៣៣.៧៩០	៤៨៩.១៧៨	២.១៨២.១៣៣	២.០២១.២៨៣	៤៩៦.៧៥២	៤៥៣.៣៤៥	២.០៣០.៧២១	១.៨៧៣.២២២
	៨៧.០៧២.៣៦៧	៨៣.៥០៥.៣៦៦	៣៥៥.៩៥១.៨៣៦	៣៤៥.០៤៤.១៧២	៨៤.៧១៤.៧៤៦	៨១.៥៨២.០៧៧	៣៤៦.៣១៣.៨៨២	៣៣៧.០៩៧.១៤២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២៩. ចំណូលកម្រៃ និង ជើងសា

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
កម្រៃពីម៉ាស៊ីនអេតីអឹម	៩.៥០៩.១៨៩	៨.១៦០.១៨៦	៣៨.៧៩៧.៤៩១	៣៣.៥១៣.៨៨៤	៩.៤៧០.៣០០	៨.១២៥.២៤៤	៣៨.៦៣៨.៨២៤	៣៣.៣៧០.៣៧៧
កម្រៃជើងសា	៨.២៣៦.៨៥៩	៨.៨៩២.០០០	៣៣.៦០៦.៣៨៥	៣៦.៥១៩.៤៤៤	៨.១៣៣.២២២	៨.៨១១.៩៨៣	៣៣.១៨៣.៥៤៦	៣៦.១៩០.៨១៤
កម្រៃជើងសា បានពីភ្នាក់ងារធានារ៉ាប់រង	៤.៧៦១.៥៣៣	៤.៧២៤.៩៩៩	១៩.៤២៧.០៥៥	១៩.៤០៥.៥៧១	៤.៧០៤.៨៧៣	៤.៦៤៧.៩០០	១៩.២១២.២០២	១៩.០៨៨.៩២៥
កម្រៃពីការបណ្តុះបណ្តាល	៣.៤៣៩.៥០៨	២.០០៧.៧៩២	១៤.០៣៣.១៩៣	៨.២៤៦.០០២	៤៥.០៣៩	២៦.៩៨៨	១៨៣.៧៥៩	១១០.៨៤០
កម្រៃពីការសង្កេតពិនិត្យធនធានមុនកាលកំណត់	-	៦.៣១៥.៣២២	-	២៥.៩៣៧.០២៧	-	៥.៣៥៤.៦០៣	-	២១.៩៩១.៣៥៥
កម្រៃពីសេវាប្រាក់បញ្ញើ	៣៨៤.៧៨៨	៣៥៦.០០៣	១.៥៦៩.៩៣៥	១.៤៦២.១០៤	២៨៩.៤៨៩	២៤៨.៩៦១	១.១៨១.១១៥	១.០២២.៤៨៣
កម្រៃពីការធានា	៦៥៤.៥៣០	៧០៦.០០១	២.៦៧០.៤៨២	២.៨៩៩.៥៤៦	៦៥២.៨២៤	៧០៥.៦០៦	២.៦៦៣.៥២២	២.៨៩៧.៩២៤
កម្រៃផ្សេងៗ	៥.៤០៩.១៤៩	៣.៨៨៦.៧០៩	២២.០៦៩.៣២៧	១៥.៩៦២.៧១៤	៥.០៣៦.០៤១	៣.៥៨២.៤៩២	២០.៥៤៧.០៤៧	១៤.៧១៣.២៩៤
	៣២.៣៩៥.៥៥៦	៣៥.០៤៩.០១២	១៣២.១៧៣.៨៦៨	១៤៣.៩៤៦.២៩២	២៨.៣៣៥.៧៨៨	៣១.៥០៣.៧៧៧	១១៥.៦១០.០១៥	១២៩.៣៨៦.០១២

កម្រៃជើងសាពីការទូទាត់ ចំនួន ៨.៥០៧.៤០០ រៀល (សមមូលនឹង ២.០៨៥ ដុល្លារអាមេរិក) និង ១០.៧៧២ ដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ ត្រូវបានទទួលស្គាល់សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ២០.៥៩២.០០០ រៀល (សមមូលនឹង ៥.០១៤ ដុល្លារ អាមេរិក) និង ៥៣.៦៧៦ ដុល្លារអាមេរិក រៀងគ្នា) ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

២៩. ចំណូលកម្រៃ និង ជើងសា (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
កម្រៃពីម៉ាស៊ីនអេឌីអ៊ីម	៣.១៣១.០៥២	២.៩៣០.៨៥៤	១២.៧៩៩.៧៤១	១២.១១០.២៨៩	៣.១១៦.២៤៨	២.៩១៩.៥១៣	១២.៧៣៩.២២២	១២.០៦៣.៤២៨
កម្រៃជើងសា	២.៦៩៩.១៣៣	២.៧០០.៦០១	១១.០៣៤.០៥៦	១១.១៥៨.៨៨៣	២.៦៦៥.០៣១	២.៦៧៤.១៥៩	១០.៨៩៤.៦៤៧	១១.០៤៩.៦២៥
កម្រៃជើងសា បានពីភ្នាក់ងារធានារ៉ាប់រង	១.៦២៥.១៩៦	១.៦១២.១៥២	៦.៦៤៣.៨០១	៦.៦៦១.៤១២	១.៦១១.១២៨	១.៥៨៧.៦៣០	៦.៥៨៦.២៩១	៦.៥៦០.០៨៧
កម្រៃពីការបណ្តុះបណ្តាល	១.១៨៩.៣១៤	៦៨៧.០០៨	៤.៨៤៥.៥៦៤	២.៨៣៨.៧១៧	១៥.០៣២	១១.៩៩៦	៦១.៤៥១	៤៩.៥៦៧
កម្រៃពីការសង្កេតទានមុនកាលកំណត់	-	២.២១០.២៣៩	-	៩.១៣២.៧០៨	-	១.៩១១.៦០៦	-	៧.៨៩៨.៧៥៦
កម្រៃពីសេវាប្រាក់បញ្ញើ	៨៤.៨៤៩	៩១.៦៥៨	៣៤៦.៨៦៣	៣៧៨.៧៣១	៥៨.៥៧២	៦៣.២១៧	២៣៩.៤៤២	២១១.២១៣
កម្រៃពីការធានា	២០៥.១៥៣	១៥១.៩២៧	៨៣៨.៦៦៥	៦២៧.៧៦២	២០៥.១៥៣	១៥១.៩២៧	៨៣៨.៦៦៥	៦២៧.៧៦២
កម្រៃផ្សេងៗ	៣.២៧១.៦០៦	១.៥៩០.៣២៨	១៣.៣៧៤.៣២៥	៦.៥៧១.២៣៥	៣.០៣៥.៥០១	១.៤៧៧.៨៣៨	១២.៤០៩.១២៩	៦.១០៦.៤២៧
	១២.២០២.៣០៣	១១.៩៧៤.៧៦៧	៤៩.៨៨៣.០១៥	៤៩.៤៧៩.៧៣៧	១០.៧០៦.៦៦៥	១០.៧៩៧.៨៨៦	៤៣.៧៦៨.៨៤៧	៤៤.៦១៦.៨៦៥

កម្រៃជើងសាពីការទូទាត់ ចំនួន ១.៧៦២.៩០០ រៀល (សមមូលនឹង ៤៣១ ដុល្លារអាមេរិក) និង ១.៧១១ ដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ ត្រូវបានទទួលស្គាល់សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ១.៦៤៨.០០០ រៀល (សមមូលនឹង ៣៩៩ ដុល្លារអាមេរិក) និង ១.១៨៣ ដុល្លារអាមេរិករៀងគ្នា) ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣០. ចំណូលផ្សេងៗ-សុទ្ធ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណេញពីការរួមប្រយោជន៍ប្រតិបត្តិការសរុប	១៥.០៣១.១៩៧	១៣.១៥៧.៦២២	៦១.៣២៧.២៨៤	៥៤.០៣៨.៣៥៤	១៤.៨៣៥.៧១៥	១៣.១៤៣.៨៤៥	៦០.៥២៩.៧១៧	៥៣.៩៨១.៧៧១
ចំណេញពីការលក់ទ្រព្យសម្បត្តិ និង បរិក្ខារនិងកតិសន្យា	៥០២.៥៩៥	២៤៧.៣៧៦	២.០៥០.៥៨៨	១.០១៥.៩៧៣	៤៩៩.៦២៦	២៤៦.៨២៣	២.០៣៨.៤៧៤	១.០១៣.៧០២
ចំណូលភាគលាភ	២៨៩.៧៧៣	៤០៧.៦២៩	១.១៨២.២៧៤	១.២៧៤.១៣២	២៨៩.៧៧៣	៤០៧.៦២៩	១.១៨២.២៧៤	១.២៧៤.១៣២
ការប្រមូលឥណទាន និងបុរេប្រទានបាត់បង់ដែលបានជ្រមុះចេញពីបញ្ជីរួចមកវិញ	-	៤.៦៤៣.៧២៥	-	១៩.០៧១.៧៧៩	-	៣.៥២២.២៦៨	-	១៤.៦៣០.២៣៥
ចំណូលផ្សេងៗ	៨២៤.៧២៤	១.១១១.៩៣៦	៣.៣៦៤.៨៧៣	៤.៥៦៦.៧២១	២៩៩.១៧៨	៣២៥.២២៥	១.២២០.៦៤៦	១.៣៣៥.៧០០
	<u>១៦.៦៤៨.២៨៩</u>	<u>១៩.៥០៦.២៨៨</u>	<u>៦៧.៩២៥.០១៩</u>	<u>៨០.៩១៦.៩៣៩</u>	<u>១៥.៩២៤.២៩២</u>	<u>១៧.៦៨៥.៧៩០</u>	<u>៦៤.៩៧១.១១១</u>	<u>៧២.៦៣៥.៥៨០</u>

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណេញពីការរួមប្រយោជន៍ប្រតិបត្តិការសរុប	៤.៨៦៦.៥៨១	៤.០៦០.៩៦៨	១៩.៨៩៤.៥៨៣	១៦.៧៧៩.៩២០	៤.៧២៨.៤៤៥	៤.០៤៥.០៤៣	១៩.៣២៩.៨៨៣	១៦.៧១៤.១១៨
ចំណេញពីការលក់ទ្រព្យសម្បត្តិ និង បរិក្ខារនិងកតិសន្យា	១១៩.៦០៩	៦៣.១៩២	៤៨៨.៩៦២	២៦១.១០៩	១១៩.៧៧១	៦៣.០០៦	៤៨៩.៦២៤	២៦០.៣៤១
ចំណូលភាគលាភ	២៨៩.៣០៨	២០២.១៦៧	១.១៨២.៦៩១	៨៣៥.៣៥៤	២៨៩.៣០៨	២០២.១៦៧	១.១៨២.៦៩១	៨៣៥.៣៥៤
ការប្រមូលឥណទាន និងបុរេប្រទានបាត់បង់ដែលបានជ្រមុះចេញពីបញ្ជីរួចមកវិញ	-	១.៧៦៤.៣២៦	-	៧.២៩០.១៩៥	-	១.៤១៦.៧៧៧	-	៥.៨៥៤.១២៣
ចំណូលផ្សេងៗ	២០៨.៨២៤	៣១៦.១១០	៨៥៣.៦៧២	១.៣០៦.១៦៧	៥៧.៥៨២	៩៨.៤៥៤	២៣៥.៣៥៥	៤០៦.៨១១
	<u>៥.៤៨៤.៣២២</u>	<u>៦.៤០៦.៧៦៣</u>	<u>២២.៤១៩.៩០៦</u>	<u>២៦.៤៧២.៧៤៥</u>	<u>៥.១៩៥.១០៦</u>	<u>៥.៨២៥.៤៤៧</u>	<u>២១.២៣៧.៥៩៣</u>	<u>២៤.០៧០.៧៤៧</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣១. ចំណាយប្រតិបត្តិការផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បៀវត្សនិងប្រាក់ឈ្នួល	១១៨.០៩៣.២៣២	១១២.៤៤៥.៤២១	៤៨១.៨២០.៣៨៧	៤៦១.៨១៣.៣៤៤	១១២.៤៦៨.៩៤៨	១០៧.១៦៤.៦៦៧	៤៥៨.៤៧៣.៣០៨	៤៤០.១២៥.២៨៧
ចំណាយលើសេវាលើទ្រព្យសម្បត្តិ និងបរិក្ខារ(កំណត់សម្គាល់ ១៤)	១៨.៩៧៧.២៩៤	១៧.៥០៤.៥៨៣	៧៧.៤២៧.៣៦០	៧១.៨៩១.៣២២	១៧.៦១៩.៣៦៣	១៦.៣៨២.៥៦២	៧១.៨៨៧.០០១	៦៧.២៨៣.១៨២
ចំណាយអត្ថប្រយោជន៍និយោជិតផ្សេងៗ	១០.៨៧៨.៤៧០	៩.៧២៩.៩០៦	៤៤.៣៤៤.១៥៨	៣៩.៩៦០.៧២៤	១០.០៦៦.៦១០	១០.២១៨.២០៣	៤១.០៧១.៧៦៩	៤១.៩៦៦.១៦០
ចំណាយជួសជុលនិងថែទាំ	១០.៣២៩.៣១៥	១១.៦៩២.៦៤៣	៤២.១៤៣.៦០៥	៤៨.០២១.៦៨៥	៩.៩៧៥.២១៣	១១.៣៩៥.៩៨៤	៤០.៦៩៨.៨៦៩	៤៦.៨០៣.៣០៦
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់ ១៦)	៩.៦១៨.០១៨	៩.០៦៧.០១២	៣៩.២៤១.៥១៣	៣៧.២៣៨.២១៨	៩.២៧៧.៥៨៣	៨.៧១៤.៧៥៩	៣៧.៤៥២.៥៣៩	៣៥.៧៩១.៥១៥
ចំណាយអត្ថប្រយោជន៍ប្រាក់បំណាច់អតិថិភាពការងារ(កំណត់សម្គាល់ ២៥(ក))	៨.៤៤៨.១២៥	៧.៧០៣.៧៣៨	៣៤.៤៦៨.៣៥០	៣១.៦៣៩.២៥២	៨.៣០១.៩៣៧	៧.៥៧៨.២៣៥	៣៣.៨៧១.៩០៣	៣១.១២៣.៨១១
ចំណាយទឹកភ្លើង	៤.៩២៦.៥១៤	៤.៥៩៤.៤៤៣	២០.១០០.១៧៧	១៨.៨៦៩.៣៧៧	៤.៥៩២.១៣៩	៤.២៩០.៧៣០	១៨.៧៣៥.៩២៧	១៧.៦២២.០២៨
ចំណាយបរិក្ខារយានយន្ត	៤.៤៥១.៧៩៩	៤.១០៩.៨៤៥	១៨.១៦៣.៣៤០	១៦.៨៧៩.១៣៣	៤.១២០.៧៧០	៣.៨១២.៨៩២	១៦.៨១២.៧៤២	១៥.៦៥៩.៥៤៧
ចំណាយទំនាក់ទំនង	៣.៧៨៦.៩៩២	៤.០០២.២៥៤	១៥.៤៥០.៩២៧	១៦.៤៣៧.២៥៧	២.៨១៤.២១៤	៣.២១២.៣៣៨	១១.៤៨២.០០៩	១៣.១៩៣.០៧២
ចំណាយលើសេវាលើទ្រព្យសកម្មអូប៊ី (កំណត់សម្គាល់ ១៥)	៣.១៣៩.៤៤២	២.០២៩.៩៧០	១២.៨០៤.៩២៣	៨.៣៣៧.០៨៧	២.៩៨៨.២៧៣	១.៨៧៦.៣៤២	១២.១៩២.១៥៤	៧.៧០៦.១៣៧
ចំណាយការធ្វើដំណើរ	២.០៩២.៨០៣	២.១២០.៥៣៥	៨.៥៣៨.៦៣៦	៨.៧០៩.០៣៧	១.៧៩៩.៧២៥	១.៨៤៣.៨៧០	៧.៣៤២.៨៧៨	៧.៥៧២.៧៧៤
ការចំណាយលើអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ (កំណត់សម្គាល់ ២៥(ខ))	១.២៦៦.៣៨៤	១.២៥៧.៦៩៤	៥.១៦៦.៨៤៧	៥.១៦៥.៣៤៩	១.២២៩.៤២៩	១.១៩៣.០០៧	៥.០១៦.០៧០	៤.៨៩៩.៦៨០
ចំណាយកម្រៃអាជ្ញាបណ្ណ	៩០២.៨៨៦	៨៨៥.០០៩	៣.៦៨៣.៧៧៥	៣.៦៣៤.៧៣២	៨៨២.០៦០	៨៦៣.៤៨៥	៣.៥៩៨.៨០៥	៣.៥៤៦.៣៣៣
ចំណាយផ្សេងៗ(*)	១៥.៦០២.៦៤៤	១៤.៦០១.៣៨៧	៦៣.៦៥៨.៧៨៧	៥៩.៩៦៧.៧៣៤	១៣.៣០១.២៣៧	១៣.៣០៥.១៣៣	៥៤.២៦៩.០៤៦	៥៤.៦៤៤.១៨២
	២១២.៥១៣.៩១៨	២០១.៧៤៤.៤០០	៨៦៧.០៥៦.៧៨៥	៨២៨.៥៦៤.២៥១	១៩៩.៤៣៧.៥០៥	១៩១.៨៥២.២០៧	៨១៣.៧០៥.០២០	៧៨៧.៩៣៧.០១៤

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ប្រាក់បៀវត្ស និងប្រាក់ឈ្នួលចំនួន ៣៨.៧៦៧ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ៣៥.៤៤២ ដុល្លារអាមេរិក) ត្រូវបានទូទាត់ឱ្យនិយោជិតរបស់ធនាគារដែលមានតួនាទីជាអ្នកធ្វើប្រតិបត្តិការជាភ្នាក់ងារទូទាត់សាច់ប្រាក់។ ចំណាយខាងលើរួមមានការចំណាយសម្រាប់ ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ ហើយទាក់ទិននឹងសម្ភារធុត់ផ្គង់ការិយាល័យចំនួន ៤៣៤ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់ចំនួន ១.៣៣១ ដុល្លារអាមេរិក និងកម្រៃសមាជិកភាពចំនួន ៩.៤៩៨ ដុល្លារអាមេរិក (៣៨.៧៥០.០០០ រៀល) (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ៣៥.៤៤២ ដុល្លារអាមេរិក) ការិយាល័យចំនួន ៤២០ ដុល្លារអាមេរិក ចំណាយទូទៅ ចំនួន ៩៤ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និងបរិក្ខារបំពាក់ចំនួន ១.១២៤ ដុល្លារអាមេរិក និងកម្រៃសមាជិកភាពចំនួន ៩.៤៣៥ ដុល្លារអាមេរិក (៣៨.៧៥០.០០០ រៀល)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣១. ចំណាយប្រតិបត្តិការផ្សេងៗ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បៀវត្សនិងប្រាក់ឈ្នួល	៣៧.២០៩.៨៨៣	៣៥.៣១៥.៧៦៦	១៥២.១១៤.០០២	១៤៥.៩២៤.៧៤៥	៣៥.៤១០.១៨២	៣៣.៦៧៩.៦៧២	១៤៤.៧៥៦.៨២៤	១៣៩.១៦៤.៤០៥
ចំណាយរំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ	៦.៥២១.៣៧២	៦.១៣១.១២០	២៦.៦៥៩.៣៦៩	២៥.៣៣៣.៧៨៤	៦.០៥៦.១៤៤	៥.៧៥៨.៤១៦	២៤.៧៥៧.៥១៧	២៣.៧៩៣.៧៧៥
ចំណាយអត្ថប្រយោជន៍និយោជិតផ្សេងៗ	៣.៨៣០.១០៩	៣.៦១២.៩៤៨	១៥.៦៥៧.៤៨៦	១៤.៩២៨.៧០១	៣.៥៧៤.០១៣	៣.៦២៦.៣៩៥	១៤.៦១០.៥៦៥	១៤.៩៨៤.២៦៤
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់ ១៦)	៣.២៥៣.២២៨	៣.០៩៧.៧៩៣	១៣.២៩៩.១៩៦	១២.៤០០.០៨១	៣.១៣៩.៧៥០	២.៩៨២.៤២៤	១២.៤៣៥.២៩៨	១២.៣២៣.៣៧៦
ចំណាយអត្ថប្រយោជន៍ប្រាក់បំណាច់អតិថិភាពការងារ(កំណត់សម្គាល់ ២៥(ក))	៣.២១១.៣៣៧	២.៣៧៦.០០៧	១៣.១២៧.៩៤៦	៩.៨១៧.៦៦១	៣.១៥៤.៥៩១	២.៣៣៣.១៧១	១២.៤៩៥.៩៦៨	៩.៦៤០.៦៦៣
ចំណាយរដ្ឋសម្បទាននិងថែទាំ	៣.១០៨.៥៦៤	៤.១៤៩.០០៨	១២.៧០៧.៨១០	១៧.១៤៣.៧០១	២.៩៦៨.០៤១	៤.០៣៥.៨៥៦	១២.១៣៣.៣៥២	១៦.៦៧៦.១៥៧
ចំណាយរំលស់លើទ្រព្យសកម្មអរូបី	១.៧៦៨.២១៥	៦៧៨.២៧២	៧.២២៨.៤៦៣	២.៤០២.៦២០	១.៧០៦.៦០៦	៦៣៤.១២៦	៦.៩៧៦.៦០៥	២.៦២០.២០៩
ចំណាយទឹកភ្លើង	១.៦១៥.៨០៩	១.៦២៧.១៩៩	៦.៦០៥.៤២៧	៦.៧២៣.៥៨៦	១.៥០៦.៦២៨	១.៥២៤.២២៦	៦.១៥៩.០៩៥	៦.២៩៨.១០២
ចំណាយបរិក្ខារការិយាល័យ	១.៥៣៨.៣៦៧	១.៣៣២.៤០៦	៦.២៨៨.៨៤៤	៥.៥០៥.៥០២	១.៤២១.៤៣៥	១.២២៩.៤៤៦	៥.៨១០.៨២៦	៥.០៨០.០៧១
ចំណាយទំនាក់ទំនង	១.២៩៣.៨៣៦	១.០៨៥.៦៥៦	៥.២៨៩.២០២	៤.៤៨៥.៩៣១	៩៦៥.៣៥០	៨៥១.៤៣៦	៣.៩៤៦.៣៥១	៣.៥១៨.១៣៤
ចំណាយការធ្វើដំណើរ	៦៩៥.១១៣	៦៨៥.៤៥៩	២.៨៤១.៦២២	២.៨៣២.៣១៧	៥៨៩.៨២៩	៥៩៤.១៤៨	២.៤១១.២២១	២.៤៥៥.០២០
ការចំណាយលើអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈ(កំណត់សម្គាល់ ២៥(ខ))	៤៦៣.៩៣៦	៤២៨.១០៤	១.៨៩៦.៥៧០	១.៧៦៦.៩២៦	៤៥០.៣១៦	៤១០.៦៩៥	១.៨៤០.៨៩២	១.៦៩៦.៩៩២
ចំណាយកម្រៃអាជ្ញាបណ្ណ	៣០៤.៤៤៣	២៩៦.២០៥	១.២៤៤.៥៦៣	១.២២៣.៩១៩	២៩៧.៣៨៦	២៨៧.៦៦៧	១.២១៥.៧១៤	១.១៨៨.៦៤០
ចំណាយផ្សេងៗ(*)	៤.១៦៥.៣២១	៥.៣៧៣.៣៣៨	១៧.០២៧.៨៣១	២២.២០២.៦៣១	៣.៥២៣.២៩២	៤.៧២៧.២៧៣	១៤.៤០៣.២១៨	១៩.៥៣៣.០៩០
	<u>៦៤.៩៧៩.៥៣៣</u>	<u>៦៦.១៨៩.២៨១</u>	<u>២៨១.៩៨៨.៣៣១</u>	<u>២៧៣.៤៩៤.១០៩</u>	<u>៦៤.៧៦៣.៥៦៣</u>	<u>៦២.៦៧៤.៩៩១</u>	<u>២៦៤.៧៩៣.៤៤៦</u>	<u>២៥៨.៩៧២.៨៩៨</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣១. ចំណាយប្រតិបត្តិការផ្សេងៗ (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ប្រាក់បៀវត្ស និងប្រាក់ឈ្នួលចំនួន ១៣.០១៨ ដុល្លារអាមេរិក (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣៖ ១២.៤៧៤ ដុល្លារអាមេរិក) ត្រូវបានទូទាត់ឱ្យនិយោជិតរបស់ធនាគារដែលមានតួនាទីជាអ្នកធ្វើប្រតិបត្តិការជាភ្នាក់ងារទូទាត់សាច់ប្រាក់។ ចំណាយខាងលើរួមមានការចំណាយសម្រាប់ ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ ហើយទាក់ទងនឹងសម្ភារធុត់ផ្គង់ការិយាល័យ ចំនួន ១០៥ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និងបរិក្ខារពាក់ចំនួន ៥៩១ ដុល្លារអាមេរិក និងកម្រៃសមាជិកភាពចំនួន ៣.១៦០ ដុល្លារអាមេរិក (១២.៩១៦.៦៦៧ រៀល) (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣៖ សម្ភារធុត់ផ្គង់ការិយាល័យចំនួន ១៥១ ដុល្លារ អាមេរិក ចំណាយទូទៅចំនួន ៣០ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និងបរិក្ខារពាក់ចំនួន ៣៦២ ដុល្លារអាមេរិក និងកម្រៃសមាជិកភាពចំនួន ៣.១២៥ ដុល្លារអាមេរិក (១២.៩១៦.៦៦៧ រៀល)។

(*) នេះរួមបញ្ចូលកម្រៃសវនកម្មដែលបានចំណាយ ឬ ត្រូវបង់ទៅឱ្យក្រុមហ៊ុន PricewaterhouseCoopers (Cambodia) Ltd. និង PricewaterhouseCoopers (Lao) Sole Company Limited ។ ក្រុមហ៊ុន PricewaterhouseCoopers (Cambodia) Ltd. និង PricewaterhouseCoopers (Lao) Sole Company Limited មិនមែនជាសវនករនៃសម្ព័ន្ធធនាគារ និង ធនាគារក្នុងឆ្នាំ២០២៣ នោះទេ។

	សម្ព័ន្ធធនាគារ		ធនាគារ		សម្ព័ន្ធធនាគារ		ធនាគារ	
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែបានបញ្ចប់		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែបានបញ្ចប់		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែបានបញ្ចប់		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែបានបញ្ចប់	
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)
សវនកម្មតាមច្បាប់	២០៩.៩០០	៨៥៦.៣៩២	១៨៩.០០០	៧៧១.១២០	៦៧.២០០	២៧៤.៧១៤	៦៣.០០០	២៥៧.៥៤៤
កិច្ចព្រមព្រៀងធានាអនាម័យ	-	-	-	-	-	-	-	-
សេវាកម្មពន្ធ	-	-	-	-	-	-	-	-
សេវាកម្មផ្សេងៗ	-	-	-	-	-	-	-	-
សរុប	២០៩.៩០០	៨៥៦.៣៩២	១៨៩.០០០	៧៧១.១២០	៦៧.២០០	២៧៤.៧១៤	៦៣.០០០	២៥៧.៥៤៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣២. សារពើពន្ធ

(ក) បំណុលពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
បំណុលពន្ធលើប្រាក់ចំណេញប្រចាំការិយបរិច្ឆេទ	៨.២៩១.៩៦៨	៣.៧៩១.៥១៦	៣៣.៦៧៣.៦៨២	១៥.៤៨៨.៣៤៣	៧.៧២៤.៦៤៤	២.៣១៩.០៨០	៣១.៣៦៩.៧៧៩	៩.៤៧៣.៤៤២

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៣.៧៩១.៥១៦	៣៤.៤២៨.៤៦២	១៥.៤៨៨.៣៤៣	១៤១.៧៤១.៩៧៤	២.៣១៩.០៨០	៣៣.៩១១.៩៣៣	៩.៤៧៣.៤៤២	១៣៩.៦១៥.៤២៨
ពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	១៤.២៤៧.២០៦	៩.៧៩០.០៥២	៥៨.១២៨.៦០០	៤០.២០៧.៧៤៤	១៣.០៣៤.០០៤	៧.៩៦២.៩៣៩	៥៣.១៧៨.៧៣៦	៣២.៧០៣.៧៩០
ពន្ធលើប្រាក់ចំណេញបានបង់	(៩.៧៤៦.៧៥៤)	(៤០.៨៤៣.៩១៥)	(៣៩.៧៦៦.៧៥៦)	(១៦៧.៧៤៥.៩៥៩)	(៧.៦២៨.៤៤០)	(៣៩.២៤៦.៥៣៩)	(៣១.១២៤.០៣៥)	(១៦១.៣៤៩.៤១៦)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(១៧៦.៥០៥)	(២៩៣.៦៦៦)	-	-	(១៥៨.៣៦៤)	(៣០០.២៩៣)
នាចុងការិយបរិច្ឆេទ	៨.២៩១.៩៦៨	៣.៣៧៤.៥៩៩	៣៣.៦៧៣.៦៨២	១៣.៩១០.០៥៧	៧.៧២៤.៦៤៤	២.៥៨៨.៣៣៣	៣១.៣៦៩.៧៧៩	១០.៦៦៩.១០៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣២. សារពើពន្ធ (ត)

(ក) បំណុលពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែបានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែបានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៥.៧៧៤.២៧៩	៤.៩៤៥.២៤៣	២៣.៧៣២.២៨៧	២០.៤២៣.៤៥៤	៤.៥២០.៧៧៣	៣.៤១៥.៩៧៦	១៨.៥៨០.៣៧៧	១៥.៧៥៩.៩៨១
ពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	៥.៤២៥.៤៣៣	១.២៧៥.៣៧០	២២.១៨០.៤០៥	៥.២៦៩.៤២៩	៥.១១៤.២៧៦	៦៤២.៦១៧	២០.៩០៧.១៦០	២.៦៥៥.២៩៣
ពន្ធលើប្រាក់ចំណេញបានបង់	(២.៩០៨.១៤៤)	(២.៤៤៦.០១៤)	(១១.៤៨៨.៤៩៣)	(១១.៧៥៩.៧៣០)	(១.៩១០.៤០៥)	(១.៨៧០.២៦០)	(៧.៤០៩.៧៣៦)	(៧.៧២៧.៩១៤)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៣៥០.៩១៧)	(២៣.៤៥៦)	-	-	(៣០៤.០២២)	(១៨.២៥១)
នាចុងការិយបរិច្ឆេទ	៨.២៩១.៩៦៤	៣.៧៧៤.៥៩៩	៣៣.៦៧៣.៦៨២	១៣.៩១០.០៩៧	៧.៧២៤.៦៤៤	២.៥៤៨.៣៣៣	៣១.៣៦៩.៧៧៩	១០.៦៦៩.១០៥

(ខ) ចំណាយពន្ធលើប្រាក់ចំណេញ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែបានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែបានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	១៤.២៤៧.២០៦	៩.៧៩០.០៥២	៥៨.១២៨.៦០០	៤០.២០៧.៧៤៤	១៣.០៣៤.០០៤	៧.៩៦២.៩៣៩	៥៣.១៧៨.៧៣៦	៣២.៧០៣.៧៩០
ចំណាយពន្ធពន្យារ	៤.៤៦២.៣៧០	១៧.៨១១.៥៣៦	១៨.២០៦.៤៧០	៧៣.១៥១.៩៧៤	៣.៩៧០.៤១៥	១៧.៧១៧.៥៤៤	១៦.២០០.៩២៦	៧២.៧៦៥.៩៥៤
	១៨.៧០៩.៥៧៦	២៧.៦០១.៥៨៨	៧៦.៣៣៥.០៧០	១១៣.៣៥៩.៧២២	១៧.០០៤.៤១៩	២៥.៦៨០.៤៨៣	៦៩.៣៧៩.៦៦២	១០៥.៤៦៩.៧៤៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣២. សារពើពន្ធ (ត)

(ខ) ចំណាយពន្ធលើប្រាក់ចំណេញ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ	៥.៤២៥.៨៣៣	១.២៧៥.៣៧០	២២.១៨០.៨០៥	៥.២៦៩.៨២៩	៥.១១៤.២៧៦	៦៤២.៦១៧	២០.៩០៧.១៦០	២.៦៥៥.២៩៣
ចំណាយពន្ធពន្យារ	(១.០៦៤.២០០)	៨.៧៧៥.៦៩២	(៤.៣៥០.៤៤៩)	៣៦.២៦១.១៥៩	(១.២០៧.១៩១)	៨.៦៥៥.៥៥៣	(៤.៩៣៤.៩៩៧)	៣៥.៧៦៤.៧៤៥
	៤.៣៦១.៦៣៣	១០.០៤១.០៦២	១៧.៨៣០.៣៥៦	៤១.៥៣០.៩៨៨	៣.៩០៧.០៨៥	៩.២៩៨.១៧០	១៥.៩៧២.១៦៣	៣៨.៤២០.០៣៨

(គ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណេញ និង ចំណេញគណនេយ្យ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	៩២.៣៥០.៤៩១	១៣៩.០៥៤.៩០១	៣៧៦.៧៩០.០០៣	៥៧១.០៩៨.៤៧៧	៨៣.៨៤៩.៨៥៨	១៣០.៦៣២.៣៩៦	៣៤២.១០៧.៤២២	៥៣៦.៥០៧.២៥១
ពន្ធត្រូវបានគណនាតាមអត្រាពន្ធក្នុងប្រទេស ដែលអនុវត្តចំពោះ								
ប្រាក់ចំណេញជាប់ពន្ធនៅក្នុងប្រទេសរៀងៗខ្លួន	១៨.៥២៨.៨៨១	២៧.៨៦៩.៥១១	៧៥.៥៩៧.៨៣៤	១១៤.៤៦០.០៨២	១៦.៧៦៩.៩៧២	២៦.១២៦.៤៧៩	៦៨.៤២១.៤៨៦	១០៧.៣០១.៤៤៩
ផលប៉ះពាល់ចំណាយដែលមិនអាចកាត់កងតាមច្បាប់ពន្ធ	២១៣.០២៦	២៧០.២៥៦	៨៦៩.១៤៦	១.១០៩.៩៤១	២០៩.៩០៦	៦៥.២៨២	៨៥៦.៤១៦	២៦៨.១១៣
ការទទួលស្គាល់ពន្ធពន្យារដែលមិនបានទទួលស្គាល់ពីមុន	៥៥.៦៣១	(១.១២២.១២០)	២២៦.៩៧៤	(៤.៦០៨.៥៤៧)	១០.៧៩៣	(៩០៥.១៦៤)	៤៤.០៣៦	(៣.៧១៧.៥២៥)
និយ័តកម្មសម្រាប់ពន្ធបច្ចុប្បន្ន នៃការិយបរិច្ឆេទពីមុន	(៨៩.៣៨៦)	៥៦០.៩៩៩	(៣៦៤.៦៩៥)	២.៣០៤.០២៣	១៤.១៤៨	៣៩៣.៨៩០	៥៧.៧២៤	១.៦១៧.៧០៧
ការវិនិយោគលើស្ថាប័នខាតតាមពន្ធ	១.៤២៤	២២.៩៤២	៥.៨១១	៩៤.២២៣	-	-	-	-
	១៨.៧០៩.៥៧៦	២៧.៦០១.៥៨៨	៧៦.៣៣៥.០៧០	១១៣.៣៥៩.៧២២	១៧.០០៤.៨១៩	២៥.៦៨០.៤៨៣	៦៩.៣៧៩.៦៦២	១០៥.៤៦៩.៧៤៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣២. សារពើពន្ធ (ត)

(គ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណេញ និង ចំណេញគណនេយ្យ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែបានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែបានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	២២.៩៥១.២២០	៤៩.៩១៥.០៥១	៩៣.៨២៤.៥៨៨	២០៦.២៤៨.៩៩១	២០.០២៧.២៤៥	៤៦.៨៤៩.៩៣០	៨១.៨៧១.៣៧៧	១៩៣.៥៨៣.៩១០
ពន្ធត្រូវបានគណនាតាមអត្រាពន្ធក្នុងប្រទេស ដែលអនុវត្តចំពោះ ប្រាក់ចំណេញជាប់ពន្ធនៅក្នុងប្រទេសរៀងៗខ្លួន	៤.៥៧៧.៤១០	១០.០៥៨.៨៦៩	១៨.៧១២.៤៥១	៤១.៥៦៣.២៤៧	៤.០០៥.៤៤៩	៩.៣៦៩.៩៨៦	១៦.៣៧៤.២៧៦	៣៨.៧១៦.៧៨២
ផលប៉ះពាល់ចំណាយដែលមិនអាចកាត់កងតាមច្បាប់ពន្ធ	៧០.៣៩២	១៥០.៨៣៨	២៨៧.៧៦២	៦២៣.២៦៣	៦៩.៧៣៦	(៣.៥៣១)	២៨៥.០៨១	(១៤.៥៩០)
ការទទួលស្គាល់ពន្ធផ្សារដែលមិនបានទទួលស្គាល់ពីមុន	(១៧១.០៥៩)	(៤៥៤.៨៩៩)	(៦៩៩.២៨៩)	(១.៨៧៩.៦៤៣)	(១៦៨.២៦៨)	(៦៩.០៤៩)	(៦៨៧.៨៨០)	(២៨៥.៣១០)
និយ័តកម្មសម្រាប់ពន្ធបច្ចុប្បន្ន នៃការិយបរិច្ឆេទពីមុន	(១១៥.៦១២)	២៧៣.៣១២	(៤៧២.៦២២)	១.១២៩.៣២៥	១៦៨	៧៦៤	៦៨៦	៣.១៥៦
ការអិនទទួលស្គាល់ខាតតាមពន្ធ	៥០២	២២.៩៤២	២.០៥៤	៩៤.៧៩៦	-	-	-	-
	៤.៣៦១.៦៣៣	១០.០៥១.០៦២	១៧.៨៣០.៣៥៦	៤១.៥៣០.៩៨៨	៣.៩០៧.០៨៥	៩.២៩៨.១៧០	១៥.៩៧២.១៦៣	៣៨.៤២០.០៣៨

(ឃ) ការសន្មត់ និងការប៉ាន់ប្រមាណ ពន្ធមិនច្បាស់លាស់

ពន្ធត្រូវបានគណនាលើមូលដ្ឋាននៃការបកស្រាយលើបទប្បញ្ញត្តិពន្ធបច្ចុប្បន្ន ដែលបានអនុម័តនាការិយបរិច្ឆេទនៃរបាយការណ៍។ អ្នកគ្រប់គ្រងវាយតម្លៃជាប្រចាំលើស្ថានភាពនៃប្រកាសពន្ធដែលស្របជាមួយបទប្បញ្ញត្តិស្តីពីពន្ធដារ ដែលត្រូវបានបកស្រាយ ។ ច្បាប់នេះបង្កើតនូវបទប្បញ្ញត្តិដែលសមស្រប លើមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលបានរំពឹងទុកថានឹងត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងនេះអាចមានការប្រែប្រួលតាមកាលកំណត់ ហើយការកំណត់នៃបំណុលពន្ធនឹងត្រូវបានធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យពីអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផលពន្ធចុងក្រោយ នៃបញ្ហាទាំងនេះខុសគ្នាពីចំនួនទឹកប្រាក់ដែលបានកត់ត្រាដំបូង ភាពខុសគ្នាទាំងនេះនឹងប៉ះពាល់ដល់បំណុលពន្ធ និងសមតុល្យក្នុងការិយបរិច្ឆេទដែលការកំណត់ត្រូវបានធ្វើឡើង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៣. ចំណេញក្នុងមួយភាគហ៊ុន

តារាងខាងក្រោមនេះបង្ហាញពីប្រាក់ចំណេញរបស់ធនាគារ ដែលប្រើប្រាស់ក្នុងការគណនាចំណេញក្នុងមួយភាគហ៊ុន មូលដ្ឋាន និងចំណេញក្នុងមួយភាគហ៊ុនថយចុះ សម្រាប់រយៈពេលដែលបានបង្ហាញ៖

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣០ ខែកញ្ញា
	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ប្រាក់ចំណេញផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ	៧៣.៦០៣.៦០៣	១១១.៥១១.៧៦៨	៣០០.៣០២.៧០០	៤៥៧.៩៧៨.៨៣០	១៨.៥៤៤.៥៩៥	៣៩.៩៣៦.៧១៧	៧៥.៤១០.៣០៥	១៦៥.០១៨.៥១៥
ចំនួនភាគហ៊ុនគិតជាមធ្យម	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន	០,១៧	០,២៦	០,៦៩	១,០៦	០,០៤	០,០៩	០,១៨	០,៣៨
ចំណេញក្នុងមួយភាគហ៊ុនថយចុះ	០,១៧	០,២៦	០,៦៩	១,០៦	០,០៤	០,០៩	០,១៨	០,៣៨

ធនាគារ ពុំមានភាគហ៊ុនថយចុះជាសក្តានុពលគិតត្រឹមកាលបរិច្ឆេទនៃការាយការណ៍។ ដូច្នេះចំណេញក្នុងមួយភាគហ៊ុនថយចុះស្មើនឹងចំណេញមូលដ្ឋានក្នុងមួយភាគហ៊ុន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៤. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់ក្នុងដៃ	៦០៣.២១៤.០៤៨	៥១៥.៩៦៩.៤១៤	២.៤៤៩.៦៥២.២៤៩	២.១២៦.៨២៥.៩២៥	៥៩៣.១៨៣.២៣៤	៥០៧.៥៤៣.៧១៥	២.៤០៨.៩១៧.១១៣	២.០៩២.០៩៥.១៩៣
ប្រាក់បញ្ញើជាមួយធនាគារផ្សេងៗ <i>សមតុល្យនៅធនាគារជាតិនៃកម្ពុជា៖</i>								
គណនីចរន្ត	១.២២១.០៤៥.០៦៩	៦១០.២៤០.៣៩៧	៤.៩៥៤.៦៦៤.០២៥	២.៥១៥.៤១០.៩១៦	១.២២១.០៤៥.០៦៩	៦១០.២៤០.៣៩៧	៤.៩៥៤.៦៦៤.០២៥	២.៥១៥.៤១០.៩១៦
មូលហត្ថប្រាក់បញ្ញើអាចដកប្រើបានដែលមាន កាលកំណត់ បីខែឬតិចជាងបីខែ	៤១២.៩៦៤.៣៩៥	២៩៦.៦៥៨.៣៧៧	១.៦៧៧.០៤៨.៤០៨	១.២២២.៨២៥.៨៣០	៤១២.៩៦៤.៣៩៥	២៩៦.៦៥៨.៣៧៧	១.៦៧៧.០៤៨.៤០៨	១.២២២.៨២៥.៨៣០
<i>សមតុល្យនៅធនាគារផ្សេងៗ៖</i>								
គណនីចរន្ត	៣៣៦.៨៤១.៥៥៤	៣១៥.៥៤០.៣៣៧	១.៣៦៨.០៧៥.៩៩១	១.៣០០.៦៥៧.២៦៩	៣០១.៥៧៥.០៥៨	២៩០.៣៦៥.៦១២	១.២២៤.៦៩៦.៣១១	១.១៩៦.៨៤៧.០៥៣
ប្រាក់បញ្ញើមានកាលកំណត់ដែលមានកាល កំណត់ បីខែឬតិចជាងបីខែ	២៥៤.៩៨៧.៥២៧	១៣៦.០៦៧.៤២០	១.០៣៥.៥០៤.៣៤៧	៥៦០.៨៦៩.៩០៥	២៥៤.៩៨៧.៥២៦	១៣៦.០៦៧.៤២០	១.០៣៥.៥០៤.៣៤៣	៥៦០.៨៦៩.៩០៦
	<u>២.៤២៩.០៩២.៥៩៣</u>	<u>១.៨៧៤.៤៧៥.៩៤៥</u>	<u>១១.៤៨៤.៩៤៥.០២០</u>	<u>៧.៧២៦.៥៨៩.៨៤៥</u>	<u>២.៧៨៣.៧៥៥.២៨២</u>	<u>១.៤៤០.៨៧៥.៥២១</u>	<u>១១.៣០៤.៨៣០.២០០</u>	<u>៧.៥៨៤.០៨៨.៨៩៨</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៥. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ

ផ្នែកនេះបង្កើតឡើងដើម្បីវិភាគបំណុលសុទ្ធ និងបម្រែបម្រួលនៅក្នុងបំណុលសុទ្ធសម្រាប់ការិយបរិច្ឆេទនីមួយៗ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	២.៨២៩.០៩២.៥៩៣	១.៨៧៤.៤៧៥.៩៤៥	១១.៤៨៤.៩៤៥.០២០	៧.៧២៦.៥៨៩.៨៤៥	២.៧៨៣.៧៥៥.២៨២	១.៨៤០.៨៧៥.៥២១	១១.៣០៤.៨៣០.២០០	៧.៥៨៤.០៨៨.៨៩៨
ប្រាក់កម្ចី	(៦៤៨.២៥៩.៩៤៤)	(៤០៥.០០៧.៦៦៤)	(២.៦៣២.៥៨៣.៦៣៣)	(៣.៣១៨.២៤១.៦០៧)	(៦៣៥.១៥២.៩៥១)	(៧៩០.១៣៣.៩៧៩)	(២.៥៧៩.៣៥៦.១៣៤)	(៣.២៥៦.៩៣២.២៦១)
បំណុលបន្ទាប់បន្សំ	(១៧៤.១១៧.២៩១)	(១៣០.០៧០.៤៨៩)	(៧០៧.០៩០.៣១៩)	(៥៣៦.១៥០.៥៥៦)	(១៧៤.១១៧.២៩១)	(១៣០.០៧០.៤៨៩)	(៧០៧.០៩០.៣១៩)	(៥៣៦.១៥០.៥៥៦)
បំណុលភតិសន្យា	(៣៥.២៥២.៩៤១)	(៣១.៧២២.០២៣)	(១៤៣.១៦២.១៩៣)	(១៣០.៧៥៤.១៧៩)	(៣៣.១៣៨.០០៥)	(២៩.៦៩១.៦៣៤)	(១៣៤.៥៧៣.៤៣៤)	(១២២.៣៨៤.៩៣២)
បំណុលសុទ្ធ	<u>១.៩៧១.៤៦២.៤១៧</u>	<u>៩០៧.៦៧៥.៧៦៥</u>	<u>៨.០០២.១០៨.៨៧៥</u>	<u>៣.៧៤១.៤៣៩.៥០៣</u>	<u>១.៩៤១.៣៤៧.០៣៥</u>	<u>៨៩០.៩៧៩.៤១៥</u>	<u>៧.៨៨៣.៨១០.៣០៥</u>	<u>៣.៦៧២.៦១៧.១៤៩</u>
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	២.៨២៩.០៩២.៥៩៣	១.៨៧៤.៤៧៥.៩៤៥	១១.៤៨៤.៩៤៥.០២០	៧.៧២៦.៥៨៩.៨៤៥	២.៧៨៣.៧៥៥.២៨២	១.៨៤០.៨៧៥.៥២១	១១.៣០៤.៨៣០.២០០	៧.៥៨៤.០៨៨.៨៩៨
អត្រាការប្រាក់បំណុលដុលថេរ	(២៩២.៨១៨.០១០)	(២៨៣.៩៥៧.១១៧)	(១.១៨៩.១៣៣.៩៣៤)	(១.១៧០.៤៧១.២៣៧)	(២៧៧.៥៩៦.០៨២)	(២៦៧.០៥៣.០៤២)	(១.១២៧.៣១៧.៦៨៤)	(១.១០០.៧៩២.៦៣៩)
អត្រាការប្រាក់បំណុលដុលប្រែប្រួល	(៥៦៤.៨១២.១៦៦)	(៦៤២.៨៤៣.០៦៣)	(២.២៩៣.៧០២.២០៧)	(២.៨១៤.៦៧៩.១០៥)	(៥៦៤.៨១២.១៦៦)	(៦៤២.៨៤៣.០៦៤)	(២.២៩៣.៧០២.២០៣)	(២.៨១៤.៦៧៩.១១០)
បំណុលសុទ្ធ	<u>១.៩៧១.៤៦២.៤១៧</u>	<u>៩០៧.៦៧៥.៧៦៥</u>	<u>៨.០០២.១០៨.៨៧៥</u>	<u>៣.៧៤១.៤៣៩.៥០៣</u>	<u>១.៩៤១.៣៤៧.០៣៥</u>	<u>៨៩០.៩៧៩.៤១៥</u>	<u>៧.៨៨៣.៨១០.៣០៥</u>	<u>៣.៦៧២.៦១៧.១៤៩</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៥. ការផ្ទៀងផ្ទាត់បំណុលសុទ្ធ (ត)

ផ្នែកនេះបង្កើតឡើងដើម្បីវិភាគបំណុលសុទ្ធ និងបម្រែបម្រួលនៅក្នុងបំណុលសុទ្ធសម្រាប់ការិយបរិច្ឆេទនីមួយៗ។ (ត)

	សម្ព័ន្ធធនាគារ						ធនាគារ					
	បំណុលពីសកម្មភាពហិរញ្ញប្បទាន				ទ្រព្យសកម្មផ្សេងៗ		បំណុលពីសកម្មភាពហិរញ្ញប្បទាន				ទ្រព្យសកម្មផ្សេងៗ	
	ប្រាក់កម្ចី ដុល្លារអាមេរិក	បំណុលបន្ទាប់បន្សំ ដុល្លារអាមេរិក	បំណុលគតិសន្យា ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	សាច់ប្រាក់ និងសាច់ ប្រាក់សម្បូល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ប្រាក់កម្ចី ដុល្លារអាមេរិក	បំណុល បន្ទាប់បន្សំ ដុល្លារអាមេរិក	បំណុលគតិសន្យា ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	សាច់ប្រាក់ និងសាច់ ប្រាក់សម្បូល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
បំណុលសុទ្ធ នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២៤	(៤៥៩.៤១៣.៥៥០)	(១១៧.០៥៣.៤៨២)	(៣២.៥២៧.៦៨៧)	(១.០០៩.៣៩៥.១១៩)	២.២៧៩.៧១៤.៥៧៣	១.២៧០.៣២៣.៤៥៤	(៤៤៣.៤១៤.៥៩១)	(១១៧.០៥៣.៤៨២)	(៣០.៥៤៧.៣៤៤)	(៩៩១.០១៩.៤១៧)	២.២៤០.៧៤៩.២១៤	១.២៤៩.៧២៩.៣៩៣
លំហូរសាច់ប្រាក់	២០៧.១៩១.៩៦៤	(៥៣.១៥២.៧៤៤)	១១.១២៥.៦៨៧	១៦៥.១៦៤.៩១១	៥៤៩.៣៧៤.០២០	៧១៤.៥៣៨.៩៣១	២០៤.២៤៩.២៣៣	(៥៣.១៥២.៧៤៤)	១០.៤៤៩.៤២៥	១៦១.៥៤៥.៩១៤	៥៤៣.០០៦.០២៨	៧០៤.៦៣១.៩៨២
គតិសន្យាថ្មី	-	-	(១៤.០៦៤.៣៩៧)	(១៤.០៦៤.៣៩៧)	-	(១៤.០៦៤.៣៩៧)	-	-	(១៣.៣៤១.៥៤១)	(១៣.៣៤១.៥៤១)	-	(១៣.៣៤១.៥៤១)
និយ័តកម្មប្តូររូបិយប័ណ្ណបរទេស	៣៧៤.១៤១	(៧១.៣១០)	១០.៤២៥	៣១៣.២៥៥	-	៣១៣.២៥៥	(២៧១.៤៥៤)	(៧១.៣១០)	(៤៤៥)	(៣៤៣.២១៣)	-	(៣៤៣.២១៣)
បម្រែបម្រួលផ្សេងៗ (i)	៣.៩៨៧.៤៩៧	(៣.៤៣៩.៣៥៥)	២០២.៦២៤	៣៥០.៧៧០	-	៣៥០.៧៧០	៤.២៤៧.៤៦៥	(៣.៤៣៩.៣៥៥)	៣០១.៩៤៤	៧១០.៤៥៤	-	៧១០.៤៥៤
បំណុលសុទ្ធ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤	(៦៤៨.២៥៩.៩៤៤)	(១៧៤.១១៧.២៩១)	(៣៥.២៥២.៨៤១)	(៨៥៨.៦៣០.១៧៦)	២.៨២៩.០៩២.៥៩៣	១.៩៧១.៤៦២.៤១៧	(៦៣៥.១៥២.៩៩១)	(១៧៤.១១៧.២៩១)	(៣៣.១៣៨.០០៥)	(៨៤២.៤០៤.២៨៧)	២.៧៨៣.៧៥៥.២៨២	១.៩៤១.៣៤៧.០៣៥
សមមូលនឹងពាន់រៀល(កំណត់ សម្គាល់ ៥)	(២.៦៣២.៥៨៣.៦៣៣)	(៧០៧.០៩០.៣១៩)	(១៤៣.១៦២.១៩៣)	(៣.៤៨២.៨៣៦.១៤៥)	១១.៤៨៤.៩៤៥.០២០	៨.០០៦.១០៨.៤៧៥	(២.៥៧៩.៣៥៦.១៣៤)	(៧០៧.០៩០.៣១៩)	(១៣៤.៥៧៣.៤៣៤)	(៣.៤២១.០១៩.៤៩១)	១១.៣០៤.៨៣០.២០០	៧.៨៨៣.៤១០.៣០៩
បំណុលសុទ្ធ នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២៣	(៩៥៧.៣៣៥.៨៦៤)	(១២៧.៧៦២.៣២៤)	(២៨.៤៤៤.៧៧០)	(១.១១៣.៥៤២.៩៥៨)	១.៧៤៤.៤៤៣.៦៦៩	៦៣៤.៨៩៦.៧០៣	(៩៤៤.២៧៥.៤៥៧)	(១២៧.៧៦២.៣២៤)	(២៦.៤៥៧.៦៣៥)	(១.០៩៨.៤៩៥.៤១៦)	១.៧១៩.៣៧០.៤៤៦	៦២០.៨៧៤.៦២៦
លំហូរសាច់ប្រាក់	១៤៩.៥៩៩.៣៩០	២៧.៥០០	១០.២៥៦.៤៥៥	១៥៩.៨៨៥.៣៤៥	១២៦.០៣២.២៧៦	២៨៥.៩១៥.៦២១	១៥២.២៣៦.៥៣២	២៧.៥០០	៩.៧៧៧.៤៦៤	១៦២.០៤១.៤៩៦	១២១.៥០៥.០៧៥	២៨៣.៥៤១.៥៧១
គតិសន្យាថ្មី	-	-	(១២.៨៤៤.៩៤៦)	(១២.៨៤៤.៩៤៦)	-	(១២.៨៤៤.៩៤៦)	-	-	(១២.៤២២.៩២១)	(១២.៤២២.៩២១)	-	(១២.៤២២.៩២១)
និយ័តកម្មប្តូររូបិយប័ណ្ណបរទេស	៩៤១.៦៣៥	(២.២១០)	២២.១៧០	១.០០១.៥៩៥	-	១.០០១.៥៩៥	(៩៤.៣៤៧)	(២.២១០)	-	(៩៦.៥៩៧)	-	(៩៦.៥៩៧)
បម្រែបម្រួលផ្សេងៗ (i)	១.៧៤៧.១៧៥	(២.៣៣៣.៤៥១)	(៧០៦.៨៩២)	(១.២៩២.១៦៨)	-	(១.២៩២.១៦៨)	១.៩៩៩.៧៣៣	(២.៣៣៣.៤៥១)	(៥៨៤.៥៤៦)	(៩២២.២១៤)	-	(៩២២.២១៤)
បំណុលសុទ្ធ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៣	(៨០៥.០០៧.៦៦៤)	(១៣០.០៧០.៤៨៩)	(៣១.៧២២.០២៣)	(៩៦៦.៨០០.១៧៦)	១.៨៧៤.៤៨៥.៩៤៥	៩០៧.៦៧៥.៧០៥	(៧៩០.១៣៣.៩៧៩)	(១៣០.០៧០.៤៨៩)	(២៩.៦៩១.៦៣៤)	(៩៤៩.៨៩៦.១០២)	១.៨៤៤.៨៧៥.៥២១	៨៩០.៩៧៩.៤១៥
សមមូលនឹងពាន់រៀល(កំណត់ សម្គាល់ ៥)	(៣.៣១៤.២១៤.៦០៧)	(៥៣៦.១៥០.៥៥៦)	(១៣០.៧៥៤.១៧៩)	(៣.៩៨១.១១៩.៣២២)	៧.៧២៦.៥៨៩.៨៤៥	៣.៧៤១.៤៣៩.៥០៣	(៣.២៥៦.៩៣២.២៦១)	(៥៣៦.១៥០.៥៥៦)	(១២២.៣៤៨.៩៣២)	(៣.៩១៥.៤៧១.៧៤៩)	៧.៥៨៤.០៨៤.៨៤៨	៣.៦៧២.៦១៧.១៤៩

(i) ការផ្លាស់ប្តូរផ្សេងៗរួមមានបម្រែបម្រួលមិនមែនជាសាច់ប្រាក់រួមបញ្ចូលចំណាយការប្រាក់បង្កដែលនឹងត្រូវបានបង្ហាញជាលំហូរសាច់ប្រាក់ហិរញ្ញប្បទាននៅក្នុងរបាយការណ៍លំហូរសាច់ប្រាក់នៅពេលបានទូទាត់។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៦. កិច្ចសន្យា និង យថាភាព

សម្ព័ន្ធធនាគារ និង ធនាគារ មានចំនួនទឹកប្រាក់ក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវពន្យារឥណទាន ជូនអតិថិជន លិខិតធានាធនាគារ និង កញ្ចប់ឥណទានផ្សេងៗដូចខាងក្រោម៖

(ក) កិច្ចសន្យាផ្តល់ឥណទាន លិខិតធានាធនាគារ និងបំណុលហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ឥណទានវិបារូបន៍ដែលមិនបានប្រើប្រាស់	២៩៣.៣៧៩.៧៤១	២០៩.៤៥៤.៦៦៩	១.១៩១.៤១៥.១២៨	៨៥៧.២៥៦.៣២៣	២៩២.៥២៨.៩៦៨	២០៩.៤០៥.០៥២	១.១៨៧.៩៦០.១៣៩	៨៥៥.៤១៩.៦៣៧
លិខិតធានាធនាគារ	៧១.៣៩៤.០១៩	៦៧.០១៤.០០៥	២៨៩.៩៣១.១១១	២៧៣.៧៥២.២១០	៧១.១៩៥.២៧១	៦៦.៨៤០.៩២៣	២៨៩.១២៣.៩៩៦	២៧៣.២០៨.៥៧០
លិខិតឥណទាន	១៥.៩១៨.៨៤០	២.៣០៣.០៦២	៦៤.៦៤៦.៤០៩	៩.៤០៤.០០៤	១៥.៩១៨.៨៤០	២.៣០៣.០៦២	៦៤.៦៤៦.៤០៩	៩.៤០៤.០០៤
ប្តូរប៊ិយប័ណ្ណរូបរាង	១០៣.៨៣០	-	៤២១.៦៥៤	-	១០៣.៨៣០	-	៤២១.៦៥៤	-
	<u>៣៨០.៧៩៦.៤៣០</u>	<u>២៧៩.១៧១.៧៣៦</u>	<u>១.៥៤៦.៤១៤.៣០២</u>	<u>១.១៤០.៤១៦.៥៤១</u>	<u>៣៧៩.៧៤៦.៩០៩</u>	<u>២៧៨.៥៤៥.០៣៧</u>	<u>១.៥៤២.១៥២.១៩៨</u>	<u>១.១៣៨.០៣៦.២១៥</u>

ពុំមានការខាតបង់ជាសាធុនណាមួយត្រូវបានរំពឹងទុកជាលទ្ធផលនៃប្រតិបត្តិការទាំងនេះទេ។

(ខ) កិច្ចសន្យាទាក់ទងនឹងចំណាយលើទ្រព្យសម្បត្តិ និងបរិក្ខារ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
មិនលើសពី ១ឆ្នាំ	៩.៦៨៩.៥១៤	៨.៦០៩.២៤៩	៣៩.៣៤៩.១១៦	៣៥.១៦៨.៧៨២	៨.៧៨១.០៩៦	៤.៤៣៩.៩៥៧	៣៥.៦៦០.០៣១	១៨.១៣៧.២២៤
លើសពី ១ឆ្នាំ ប៉ុន្តែមិនលើសពី ៥ឆ្នាំ	៧.៨២៧	១១៥.៧៤៤	៣១.៧៨៥	៤៧២.៤១៤	-	-	-	-
	<u>៩.៦៩៧.៣៤១</u>	<u>៨.៧២៤.៩៩៣</u>	<u>៣៩.៣៨០.៩០១</u>	<u>៣៥.៦៤១.៥៩៦</u>	<u>៨.៧៨១.០៩៦</u>	<u>៤.៤៣៩.៩៥៧</u>	<u>៣៥.៦៦០.០៣១</u>	<u>១៨.១៣៧.២២៤</u>

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សមតុល្យចំពោះកិច្ចសន្យាទាំងនេះ គឺពាក់ព័ន្ធទៅនឹងការទិញទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី និងបរិក្ខារផ្សេងៗរបស់ធនាគារ និង បុត្រសម្ព័ន្ធរបស់ខ្លួន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៦. កិច្ចសន្យា និង យថាភាព (ត)

(គ) កិច្ចសន្យាដែលត្រូវទទួល ពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (“OFI”) និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
កិច្ចសន្យាដែលត្រូវទទួលពីធនាគារផ្សេងៗ	៧៧.៩២៤.៧០៨	១៤៦.៣៦៧.០៧៥	៣១៦.៤៥២.២៣៩	៥៩៧.៩០៩.៥០១	៧៧.៩២៤.៧០៨	១៤៦.៣៦៧.០៧៥	៣១៦.៤៥២.២៣៩	៥៩៧.៩០៩.៥០១
ប្រតិបត្តិការប្តូររូបិយប័ណ្ណបរទេស	១០៣.៨២៩	-	៤២១.៦៥០	-	១០៣.៨២៩	-	៤២១.៦៥០	-
កិច្ចសន្យាដែលមិនដំណើរការផ្សេងៗ	-	៧៤៤.៨០០	-	៣.០៥៨.៨៤៨	-	-	-	-
	<u>៧៨.០២៨.៥៣៧</u>	<u>១៤៧.១១៥.៨៧៥</u>	<u>៣១៦.៨៧៣.៨៨៩</u>	<u>៦០០.៩៦៨.៣៤៩</u>	<u>៧៨.០២៨.៥៣៧</u>	<u>១៤៦.៣៦៧.០៧៥</u>	<u>៣១៦.៨៧៣.៨៨៩</u>	<u>៥៩៧.៩០៩.៥០១</u>

(ឃ) កិច្ចសន្យាផ្សេងៗ

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ធនាគារ បានធានាលើកិច្ចព្រមព្រៀងឥណទានរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាមួយនឹង IFC ដែលមានទឹកប្រាក់ចំនួន ១៣.០០០.០០០ ដុល្លារអាមេរិក ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ប្រាក់កម្ចីត្រូវបានដកទាំងអស់ និងសមតុល្យដែលនៅដំណាក់មានទឹកប្រាក់ចំនួន ៣.៨៣០.៩០៥ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ៤.៦៩៤.៤៧៥ ដុល្លារអាមេរិក)។ ធនាគារ បានធ្វើសំវិធានធនឱនភាពនៃតម្លៃខាតបង់ចំនួន ៤១.៧៣៣ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ៤៧.៥៤២ ដុល្លារអាមេរិក) ទាក់ទងនឹងការធានានេះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៧. ទុនបម្រុង

សម្ព័ន្ធធនាគារ

	ទុនបម្រុងទូទៅ				ការវាងការណ៍នីតិយទុនបម្រុង				ប្រតិបត្តិការជាមួយភាគីមិនមានអតិបាលភាព			
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤	៥២៤.៣១១.៥៨៧	២.១៤១.៨១២.៨៣៣	៥.៧៤៦.៦៨៦	២៣.៤៧៥.២១២	២៤៩.១៩០.៣៤៦	១.០១៧.៩៤២.៥៦៣	(៥៩.៦៤៩.៣០០)	(២៤.៣៦៦.៣៩០)	៣.០២៨.៣១៩	១២.៣៧០.៦៨៣	៥.៣៦៤.៤០៨	២២.៦២៧.៦៣៨
លទ្ធផលបង្កើតឡើង៖												
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍និស្សន្ទដែលកើតឡើងពីការវាងការណ៍នីតិយលំហូរហាចប្រាក់	-	-	(២.៤៤៤.៨៣៣)	(៩.៩៧៤.៩១៩)	-	-	-	-	-	-	(២.៤៤៤.៨៣៣)	(៩.៩៧៤.៩១៩)
លម្អៀងពីការរួមចំណែក-ក្រុមហ៊ុនប្រតិបត្តិការទូទៅ	-	-	-	-	-	-	(២.៣៣៧.០៦៣)	(៩.៩៣៥.២១៧)	-	-	-	(២.៣៣៧.០៦៣)
លទ្ធផលខាសបង្កើតឡើងក្នុងការិយបរិច្ឆេទសរុប	-	-	(២.៤៤៤.៨៣៣)	(៩.៩៧៤.៩១៩)	-	-	(២.៣៣៧.០៦៣)	(៩.៩៣៥.២១៧)	-	-	-	(៤.៧៨១.៨៨៦)
ប្រតិបត្តិការជាមួយភាគីនិក៖												
ការផ្ទេរពីប្រាក់ចំណេញក្រុមទូទៅជាទុនបម្រុងតាមបញ្ញត្តិ	-	-	-	-	៥៤.០១៥.៩៦៥	២២០.៣៨៥.១៣៧	-	-	-	-	-	៥៤.០១៥.៩៦៥
លម្អៀងពីអត្ថប្រយោជន៍	-	(១២.៥៨៣.៤៧៤)	-	(៩១.៤៦៤)	-	(៧.០០៦.៨៧១)	-	១.៤៧៥.៩៨៨	-	(៧២.៦៤០)	(១៥.៣២១.៣៥២)	-
ប្រតិបត្តិការជាមួយភាគីនិកសរុប	-	(១២.៥៨៣.៤៧៤)	-	(៩១.៤៦៤)	៥៤.០១៥.៩៦៥	២១៣.៣៧៨.២៦៦	-	១.៤៧៥.៩៨៨	-	(៧២.៦៤០)	(១៥.៣២១.៣៥២)	១៤៦.៧៨៥.២៧៦
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	៥២៤.៣១១.៥៨៧	២.១២៩.២២៩.៣៥៩	៣.៣០១.៨៥៣	១៣.៤០៤.៨២៥	៣០៣.២០៦.៣១១	១.២៣១.៣២០.៨២៩	(៦១.៩៨៦.៣៦៣)	(២៥.១៧៦.៦១៩)	៣.០២៨.៣១៩	១២.២៩៨.០៤៣	៣.៧២៦.៧៣១	២២.៦២៧.៦៣៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៧. ទុនបម្រុង (ត)

សម្ព័ន្ធធនាគារ												
ទុនបម្រុងទូទៅ		ការការពារហានិភ័យទុនបម្រុង		ទុនបម្រុងបញ្ញត្តិ		លម្អៀងពីការរួមចំណែកបម្រុង		ប្រតិបត្តិការធានាមូលធានាប្រតិបត្តិការ		ទុនបម្រុងផ្សេងៗ	សរុប	
ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣												
៥២៤.៣១១.៥៨៧	២.១៥៨.៥៩០.៨០៤	៩.៦៣០.៥៩៣	៣៩.៦៤៩.១៤៩	១៥៥.៧០៦.៨៣៥	៦៤១.០៤៥.០៤១	(៥៣.៨១៥.០៨៦)	(២២១.៥៥៦.៧០៩)	៣.០២៨.៣១៩	១២.៤៦៧.៥៨៩	៧៦.៣៥៦.៤៤៦	៦៣៨.៨៦២.២៤៨	២.៧០៦.៥៥២.៣២០
លទ្ធផលលម្អិតផ្សេងៗ												
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍ និស្សន្ទដែលកើតឡើងពីការវាស់វែងហានិភ័យបំប្លែងសាច់ប្រាក់	-	-	(៨៧៩.០៣៧)	(៣.៦១០.២០៥)	-	-	-	-	-	-	(៨៧៩.០៣៧)	(៣.៦១០.២០៥)
លម្អៀងពីការរួមចំណែក ក្រុមហ៊ុនត្រួតពិនិត្យទូទៅ	-	-	-	-	-	-	(៦.៨៧៤.៩៣៥)	-	-	-	(៦.៨៧៤.៩៣៥)	(៦.៨៧៤.៩៣៥)
លទ្ធផលខាតលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទសរុប	-	-	(៨៧៩.០៣៧)	(៣.៦១០.២០៥)	-	-	(៦.៨៧៤.៩៣៥)	-	-	-	(៧.៧៥៣.៩៧២)	(៣១.៤៨១.៩៩១)
ប្រតិបត្តិការធានាមូលធានាប្រតិបត្តិការ												
ការផ្តល់ចំណេញក្រុមហ៊ុនទៅជាទុនបម្រុងតាមបញ្ញត្តិ	-	-	-	-	៦.៨៧៩.៥៣៣	២.៨២.៥២៦.៨២៦	-	-	-	-	៦.៨៧៩.៥៣៣	២.៨២.៥២៦.៨២៦
លម្អៀងពីអត្ថប្រយោជន៍	-	២.៦២១.៥៥៨	-	៣៤.៩៧១	-	១.៨១០.៤០៦	-	(៣៧២.២៦១)	-	១៥.១៤២	១.៤៥១.៦៤៤	-
ប្រតិបត្តិការធានាមូលធានាប្រតិបត្តិការសរុប	-	២.៦២១.៥៥៨	-	៣៤.៩៧១	៦.៨៧៩.៥៣៣	២.៨៤.៣៣៧.២៣២	-	(៣៧២.២៦១)	-	១៥.១៤២	១.៤៥១.៦៤៤	៦.៨៧៩.៥៣៣
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣												
៥២៤.៣១១.៥៨៧	២.១៦១.២១២.៣៦២	៨.៥០៩.៥៦៦	៣៦.០៧៣.៩១៥	២២៤.៥៨៦.៣៦៨	៩២៥.០៧៦.២៧៣	(៦០.៦៩៤.០២១)	(២២០.១៨០.៧៥៦)	៣.០២៨.៣១៩	១២.៤៨២.៧៣១	៧៧.៨០៨.០៩០	៦៩៩.៨៩៥.៨០៩	២.៩៦២.៧៧៨.៦១៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៧. ទុនបម្រុង (ត)

	ធនាគារ									
	ទុនបម្រុងទូទៅ		ការការពារហានិភ័យទុនបម្រុង		ទុនបម្រុងបទប្បញ្ញត្តិ		ទុនបម្រុងផ្សេងៗ	សរុប		
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៥១០.៧៤១.៥៥៦	២.០៨៦.៣៧៩.២៥៦	៥.៧៤៦.៦៨៦	២៣.៤៧៥.២១២	២៤៨.៦២៧.០០៦	១.០១៥.៦៤១.៣២១	៥៣.៤៥៦.៧៧៤	៧៦៥.១១៥.២៤៨	៣.១៧៤.៩៥២.៥៦៣	
លទ្ធផលលម្អិតផ្សេងៗ៖										
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍										
និស្សន្ទ ដែលកើតឡើងពីការការពារហានិភ័យលំហូរសាច់ប្រាក់	-	-	(២.៤៤៤.៨៣៣)	(៩.៩៧៤.៩១៩)	-	-	-	(២.៤៤៤.៨៣៣)	(៩.៩៧៤.៩១៩)	
លទ្ធផលខាតលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទសរុប	-	-	(២.៤៤៤.៨៣៣)	(៩.៩៧៤.៩១៩)	-	-	-	(២.៤៤៤.៨៣៣)	(៩.៩៧៤.៩១៩)	
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖										
ការផ្ទេរឆ្នាំប្រាក់ចំណេញក្រុមទុកទៅជាទុនបម្រុងតាម បទប្បញ្ញត្តិ	-	-	-	-	៥៣.៤៧៩.៥៥១	២១៨.១៩៦.៥៦៨	-	៥៣.៤៧៩.៥៥១	២១៨.១៩៦.៥៦៨	
លម្អៀងពីអត្រាប្តូរប្រាក់	-	(១២.២៥៧.៧៩៧)	-	(៩១.៤៦៤)	-	(៦.៩៨៣.១៦០)	(១៤.៥៨៩.២២១)	-	(៣៣.៩២១.៦៤៦)	
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	(១២.២៥៧.៧៩៧)	-	(៩១.៤៦៤)	៥៣.៤៧៩.៥៥១	២១១.២១៣.៤០៨	(១៤.៥៨៩.២២១)	៥៣.៤៧៩.៥៥១	១៨៤.២៧៤.៩២២	
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	៥១០.៧៤១.៥៥៦	២.០៧៤.១២១.៤៥៩	៣.៣០១.៨៥៣	១៣.៤០៨.៧៤៨	៣០២.១០៦.៥៥៧	១.២២៦.៨៥៤.៧២៩	៣៨.៨៦៧.៥៥៣	៨១៦.១៤៩.៩៦៦	៣.៣៥៣.២៥២.៥៦៦	

	ធនាគារ								
	ទុនបម្រុងទូទៅ		ការការពារហានិភ័យទុនបម្រុង		ទុនបម្រុងបទប្បញ្ញត្តិ		ទុនបម្រុងផ្សេងៗ	សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
សមតុល្យគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៥១០.៧៤១.៥៥៦	២.១០២.៧២២.៩៨៦	៩.៦៣០.៥៩៣	៣៩.៦៤៩.១៥៦	១៥៥.៧០៦.៨៣៥	៦៤១.០៤៥.០៤០	៧៥.៤០២.០៩៥	៦៧៦.០៧៨.៩៨៤	២.៨៥៨.៨១៩.២៧៧
លទ្ធផលលម្អិតផ្សេងៗ៖									
ការវាស់វែងឡើងវិញលើផ្នែកដែលមានប្រសិទ្ធភាពរបស់ឧបករណ៍									
និស្សន្ទ ដែលកើតឡើងពីការការពារហានិភ័យលំហូរសាច់ប្រាក់	-	-	(៨៧៩.០៣៧)	(៣.៦១០.២០៥)	-	-	-	(៨៧៩.០៣៧)	(៣.៦១០.២០៥)
លទ្ធផលខាតលម្អិតផ្សេងៗក្នុងការិយបរិច្ឆេទសរុប	-	-	(៨៧៩.០៣៧)	(៣.៦១០.២០៥)	-	-	-	(៨៧៩.០៣៧)	(៣.៦១០.២០៥)
ប្រតិបត្តិការជាមួយភាគហ៊ុនិក៖									
ការផ្ទេរពីចំណេញក្រុមទុកទៅជាទុនបម្រុងតាម បទប្បញ្ញត្តិ	-	-	-	-	៦៨.៥២៥.៤៨៤	២៨១.៤៣៤.១៦៣	-	៦៨.៥២៥.៤៨៤	២៨១.៤៣៤.១៦៣
លម្អៀងពីអត្រាប្តូរប្រាក់	-	២.៥៥៣.៧០៨	-	៣៤.៩៦៣	-	១.៨០៦.៤១៦	១.២៧៧.០៩៤	-	៥.៦៧២.១៨១
ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប	-	២.៥៥៣.៧០៨	-	៣៤.៩៦៣	៦៨.៥២៥.៤៨៤	២៨៣.២៤០.៥៧៩	១.២៧៧.០៩៤	៦៨.៥២៥.៤៨៤	២៨៧.១០៦.៣៤៤
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	៥១០.៧៤១.៥៥៦	២.១០៥.២៧៦.៦៩៤	៨.៧៥១.៥៥៦	៣៦.០៧៣.៩១៤	២២៤.២៣២.៣១៩	៩២៤.២៨៥.៦១៩	៧៦.៦៧៩.១៨៩	៧៤៣.៧២៥.៤៣១	៣.១៤២.៣១៥.៤១៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៨. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាតិ

(ក) សម្ព័ន្ធព្យាតិ និងទំនាក់ទំនង

សម្ព័ន្ធព្យាតិរបស់ធនាគារ និងទំនាក់ទំនងជាមួយធនាគារមានដូចខាងក្រោម៖

សម្ព័ន្ធព្យាតិ	ទំនាក់ទំនង
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ១៣	ក្រុមហ៊ុនបុត្រសម្ព័ន្ធ
ភាគហ៊ុនិកដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ២៦	ភាគហ៊ុនិក
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	បុគ្គលិកអ្នកគ្រប់គ្រងសំខាន់ៗគឺជាបុគ្គលទាំងឡាយណាដែលមានសិទ្ធិអំណាច និង ការទទួលខុសត្រូវដោយផ្ទាល់ ឬដោយប្រយោលក្នុងការធ្វើផែនការ ការដឹកនាំ និង ការត្រួតពិនិត្យសកម្មភាពនានារបស់សម្ព័ន្ធធនាគារ និង ធនាគារ។ បុគ្គលិកអ្នកគ្រប់គ្រងសំខាន់ៗរបស់សម្ព័ន្ធធនាគារ និង ធនាគាររួមមានក្រុមប្រឹក្សាភិបាលទាំងអស់របស់ធនាគារ និង សមាជិកអ្នកគ្រប់គ្រងជាន់ខ្ពស់របស់សម្ព័ន្ធធនាគារ និង ធនាគារ។

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាតិ

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣១ ខែធ្នូ	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣១ ខែធ្នូ	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣១ ខែធ្នូ	ថ្ងៃទី៣០ ខែកញ្ញា	ថ្ងៃទី៣១ ខែធ្នូ
	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
១). ឥណទាន និងបុរេប្រទាន								
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	១៤.១៧១.៤១៨	១៣.៥៣៩.៩២៨	៥៧.៥៥០.១២៤	៥៥.៣១០.៦០៦	១៣.៦៥៧.២៧៨	១៣.០៧៤.៣៣៣	៥៥.៤៦២.២០៦	៥៣.៤០៨.៦៥០

ឥណទាន និងបុរេប្រទានចំពោះបុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ មានទាំងការធានា និងមិនមានការធានា ហើយទទួលបានការប្រាក់ប្រចាំឆ្នាំក្នុងអត្រាចាប់ពី ០,០០% ទៅ ១៤,០០% សម្រាប់សម្ព័ន្ធធនាគារ និង សម្រាប់ធនាគារ (២០២៣: ៦,៥០% ទៅ ១៤,០០% សម្រាប់សម្ព័ន្ធធនាគារ និង សម្រាប់ធនាគារ)។ សំវិធានធនសម្រាប់ការខាតបង់ឥណទានដែលរំពឹងទុកចំពោះប្រាក់កម្ចីដល់បុគ្គលិកគ្រប់គ្រងសំខាន់ៗមានចំនួន ៣១.១០៥ ដុល្លារអាមេរិក និង ចំនួន ៣០.១៦៥ ដុល្លារអាមេរិក សម្រាប់សម្ព័ន្ធធនាគារ និង ធនាគាររៀងគ្នា (ឆ្នាំ២០២៣: ២៨.៧២២ ដុល្លារអាមេរិក និង ២៦.៧២៧ ដុល្លារអាមេរិក សម្រាប់សម្ព័ន្ធធនាគារ និង ធនាគារ រៀងគ្នា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៨. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាតិ (ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាតិ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ii). សមតុល្យជាមួយសម្ព័ន្ធព្យាតិ								
ភាគហ៊ុនិក	១.១៤០.១៥០	៦៥៥.៩៩១	៤.៦៣០.១៤៩	២.៦៧៩.៧២៣	១.១៤០.១៥០	៦៥៥.៩៩១	៤.៦៣០.១៤៩	២.៦៧៩.៧២៣
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	១៨.៤៩៤	១៥.៤៧១	៧៥.១០៤	៦៤.៨៣៣
	១.១៤០.១៥០	៦៥៥.៩៩១	៤.៦៣០.១៤៩	២.៦៧៩.៧២៣	១.១៥៨.៦៤៤	៦៧១.៤៦២	៤.៧០៥.២៥៣	២.៧៤៤.៥៥៦

សំវិធានធនសម្រាប់ការខាតបង់ដែលរំពឹងទុកចំពោះប្រាក់បញ្ញើ ជាមួយសម្ព័ន្ធព្យាតិមានចំនួន ១.៣៧៤ ដុល្លារអាមេរិក សម្រាប់សម្ព័ន្ធធនាគារ និងធនាគារ រៀងគ្នា (ឆ្នាំ២០២៣៖ ៨៩០ ដុល្លារអាមេរិក សម្រាប់ សម្ព័ន្ធធនាគារ និង ធនាគារ រៀងគ្នា) ។ សមតុល្យទាំងនោះមិនមានការប្រាក់នោះទេ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
iii). គណនីត្រូវទទួលពី/(គណនីត្រូវទូទាត់ឱ្យ)សម្ព័ន្ធព្យាតិ								
ក្រុមហ៊ុនបុត្រសម្ព័ន្ធ								
គណនីត្រូវទទួលផ្សេងៗ	-	-	-	-	៩៦៨.៥៣២	៤៤៩.៣៧៧	៣.៩៣៣.២០៨	១.៨៣៥.៧០៥
គណនីត្រូវទូទាត់ផ្សេងៗ	-	-	-	-	៤២០	-	១.៧០៦	-
	-	-	-	-	៩៦៨.៩៥២	៤៤៩.៣៧៧	៣.៩៣៤.៩១៤	១.៨៣៥.៧០៥

គណនីត្រូវទទួល ពីសម្ព័ន្ធព្យាតិបានពីការទូទាត់ជំនួសសម្ព័ន្ធព្យាតិ ចំនួន ៩៦៨.៥៣២ ដុល្លារអាមេរិក ។ គណនីត្រូវទទួល មិនមានលក្ខខណ្ឌក្នុងការសងត្រឡប់ថេរ មិនមានការធានា និងមិនមានការប្រាក់នោះទេ ។

គណនីត្រូវទូទាត់ឱ្យសម្ព័ន្ធព្យាតិទាក់ទងទៅនឹងការបង្កការហ្វឹកហ្វឺន ដែលផ្តល់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ មានចំនួន ៤២០ ដុល្លារអាមេរិក។ គណនីត្រូវទូទាត់មិនមានលក្ខខណ្ឌក្នុងការសងត្រឡប់ថេរ មិនមានការធានា និងមិនមាន ការប្រាក់នោះទេ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៨. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាតិ(ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាតិ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លាអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លាអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លាអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លាអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
iv). ប្រាក់បញ្ញើរបស់សម្ព័ន្ធព្យាតិ								
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	៩.៥៣៣.៣០០	៨.៤៤៥.៥៩៩	៣៨.៧១៤.៧៣១	៣៤.៥០០.២៧២	៩.១២១.៧១៣	៧.៩៦៩.៥០០	៣៧.០៤៣.២៧៦	៣២.៥៥៥.៤០៨
ភាគហ៊ុនិក								
គណនីចរន្ត	១.៥២៨.២០៥	៣.៣២៨.០៣៥	៦.២០៦.០៤១	១៣.៥៩៥.០២៣	១.០៤៣.១៣៤	២.៦៨៨.៧២៨	៤.២៣៦.១៦៨	១០.៩៨៣.៤៥៤
ប្រាក់បញ្ញើសន្សំ	៦៨.០៣១	៦៨.០៣១	២៧៦.២៧៤	២៧៧.៩០៧	៦៨.០៣១	៦៨.០៣១	២៧៦.២៧៤	២៧៧.៩០៧
ប្រាក់បញ្ញើមានកាលកំណត់	៤.៣៩៣.០១២	១.៥០១.៤២៣	១៧.៨៤០.០២២	៦.១៣៣.៣១៣	៤.៣៩៣.០១២	១.៥០១.៤២៣	១៧.៨៤០.០២២	៦.១៣៣.៣១៣
ក្រុមហ៊ុនបុត្រសម្ព័ន្ធ								
គណនីចរន្ត	-	-	-	-	២.០៧២.៩៨១	៣.៨៤១.០៥៩	៨.៤១៨.៣៧៥	១៥.៦៩០.៧២៦
ប្រាក់បញ្ញើសន្សំ	-	-	-	-	៥៥.២៩៨	២៥១.២៨៩	២២៤.៥៦៥	១.០២៦.៥១៦
ប្រាក់បញ្ញើមានកាលកំណត់	-	-	-	-	២.០៧៨.១៩១	២.១១៨.១៧៧	៨.៤៣៩.៥៣៤	៨.៦៥២.៧៥៤
	១៥.៥២២.៥៤៨	១៣.៣៤៣.០៨៨	៦៣.០៣៧.០៦៨	៥៤.៥០៦.៥១៥	១៨.៨៣២.៣២០	១៨.៤៣៨.២០៧	៧៦.៤៧៨.២១៤	៧៥.៣២០.០៧៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៨. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល(ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាបាល (ត)

អត្រាការប្រាក់ប្រចាំឆ្នាំក្នុងអំឡុងឆ្នាំមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ		ធនាគារ	
	២០២៤	២០២៣	២០២៤	២០២៣
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ (គណនីធន)	១០,០០% - ១៤,០០%	១០,០០% - ១៤,០០%	គ្មាន	គ្មាន
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ (ប្រាក់បញ្ញើសន្សំ)	០,៧៥% - ៣,៥០%	០,៧៥% - ៤,០០%	០,៧៥% - ៣,៥០%	០,៧៥% - ៤,០០%
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ (ប្រាក់បញ្ញើមានកាលកំណត់)	១,៤៥% - ១១,៥៥%	១,៦៥% - ៩,៥០%	១,៤៥% - ៩,៥០%	១,៦៥% - ៩,៥០%
ភាគហ៊ុនិក (ប្រាក់បញ្ញើមានកាលកំណត់)	២,២៥% - ៥,២០%	៥,២៥% - ៦,៣៥%	២,២៥% - ៥,២០%	៥,២៥% - ៦,៣៥%
ក្រុមហ៊ុនបុត្រសម្ព័ន្ធ (ប្រាក់បញ្ញើសន្សំ)			០,០០% - ០,៧៥%	០,០០% - ០,៧៥%
ក្រុមហ៊ុនបុត្រសម្ព័ន្ធ (ប្រាក់បញ្ញើមានកាលកំណត់)			៥,៤០% - ៧,៥០%	២,៣០% - ៧,៥០%

សម្ព័ន្ធធនាគារ				ធនាគារ			
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)

៧. ប្រាក់កម្ចីពីសម្ព័ន្ធព្យាបាល

ភាគហ៊ុនិក	៣៣.៣៤១.១០៧	៥០.៣០០.០៥៧	១៣៥.៣៩៨.២៣៦	២០៧.៣៣៦.៨៣៥	៣៣.៣៤១.១០៧	៥០.៣០០.០៥៧	១៣៥.៣៩៨.២៣៦	២០៧.៣៣៦.៨៣៥
-----------	------------	------------	-------------	-------------	------------	------------	-------------	-------------

ប្រាក់កម្ចីពីសម្ព័ន្ធព្យាបាល មិនមានទ្រព្យដាក់បញ្ចាំ និងមានការប្រាក់ប្រចាំឆ្នាំក្នុងអត្រា ៩,៦០% សម្រាប់សម្ព័ន្ធធនាគារ និង សម្រាប់ធនាគារ (ឆ្នាំ២០២៣៖ ៩,៥៦% សម្រាប់សម្ព័ន្ធធនាគារ និងសម្រាប់ធនាគារ) ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៨. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាតិ(ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាតិ (ត)

v). ប្រាក់កម្ចីពីសម្ព័ន្ធព្យាតិ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ នៃ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ នៃ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៤៩.៤៩១.៦៥៩	៤៨.៨៤៧.៥២៨	២០២.១៧៣.៤២៧	២០១.១០៥.២៧៣	៤៩.៤៩១.៦៥៩	៤៨.៨៤៧.៥២៨	២០២.១៧៣.៤២៧	២០១.១០៥.២៧៣
កត់ត្រាជាបន្តក្នុងការិយបរិច្ឆេទ	៣.៨៧១.៧១៨	៣.៨៤៩.៤២៨	១៥.៧៩៦.៦០៩	១៥.៨០៩.៦០១	៣.៨៧១.៧១៨	៣.៨៤៩.៤២៨	១៥.៧៩៦.៦០៩	១៥.៨០៩.៦០១
ការសងត្រឡប់	(១៩.៧៩៧.៣៨៤)	(១.៨៩៤.៥៥៩)	(៨០.៧៧៣.៣៤៣)	(៧.៧៨០.៩៥៤)	(១៩.៧៩៧.៣៨៤)	(១.៨៩៤.៥៥៩)	(៨០.៧៧៣.៣៤៣)	(៧.៧៨០.៩៥៤)
ពន្ធកាត់ទុកដែលបានបង្ក	(២២៤.៨៨២)	(៥០២.៣៤០)	(៩១៧.៥១៩)	(២.០៦៣.១១០)	(២២៤.៨៨២)	(៥០២.៣៤០)	(៩១៧.៥១៩)	(២.០៦៣.១១០)
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ	-	-	(៨៤០.៩៣៤)	២៦៦.០២៥	-	-	(៨៤០.៩៣៤)	២៦៦.០២៥
នាចុងការិយបរិច្ឆេទ	៣៣.៣៤១.១០៧	៥០.៣០០.០៥៧	១៣៥.៣៩៨.២៣៦	២០៧.៣៣៦.៨៣៥	៣៣.៣៤១.១០៧	៥០.៣០០.០៥៧	១៣៥.៣៩៨.២៣៦	២០៧.៣៣៦.៨៣៥

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៤៩.៨៩៤.៣០១	៤៩.១២៧.២៩១	២០៥.០៦៥.៥៧៧	២០២.៨៩៥.៧១២	៤៩.៨៩៤.៣០១	៤៩.១២៧.២៩១	២០៥.០៦៥.៥៧៧	២០២.៨៩៥.៧១២
កត់ត្រាជាបន្តក្នុងការិយបរិច្ឆេទ	១.០៧៣.១០២	១.៣៥៤.២៦៩	៤.៣៨៦.៨៤១	៥.៥៩៥.៨៤០	១.០៧៣.១០២	១.៣៥៤.២៦៩	៤.៣៨៦.៨៤១	៥.៥៩៥.៨៤០
ការសងត្រឡប់	(១៧.៦២៦.២៩៦)	-	(៧២.០៥៦.២៩៤)	-	(១៧.៦២៦.២៩៦)	-	(៧២.០៥៦.២៩៤)	-
ពន្ធកាត់ទុកដែលបានបង្ក	-	(១៤១.៥០៣)	-	(៧៤៩.៩៧០)	-	(១៤១.៥០៣)	-	(៧៤៩.៩៧០)
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ	-	-	(១.៩៩៧.៨៨៤)	(៤០៤.៧៤៧)	-	-	(១.៩៩៧.៨៨៤)	(៤០៤.៧៤៧)
នាចុងការិយបរិច្ឆេទ	៣៣.៣៤១.១០៧	៥០.៣០០.០៥៧	១៣៥.៣៩៨.២៣៦	២០៧.៣៣៦.៨៣៥	៣៣.៣៤១.១០៧	៥០.៣០០.០៥៧	១៣៥.៣៩៨.២៣៦	២០៧.៣៣៦.៨៣៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៨. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាហិក(ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាហិក (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
៧). ប្រាក់កម្ចីបន្ទាប់បន្សំពីសម្ព័ន្ធព្យាហិក								
ភាគហ៊ុនិក	១៥.៣៧៩.១៦៧	១៥.៣១៧.៣៣៣	៦២.៤៥៤.៧៩៧	៦៣.១៣៤.០៤៧	១៥.៣៧៩.១៦៧	១៥.៣១៧.៣៣៣	៦២.៤៥៤.៧៩៧	៦៣.១៣៤.០៤៧

បំណុលបន្ទាប់បន្សំពីសម្ព័ន្ធព្យាហិក មិនមានទ្រព្យដាក់បញ្ចាំ និងមានការប្រាក់ប្រចាំឆ្នាំក្នុងអត្រា ៧,០០% សម្រាប់សម្ព័ន្ធធនាគារ និងសម្រាប់ធនាគារ (ឆ្នាំ២០២៣៖ ៧,០០% សម្រាប់សម្ព័ន្ធធនាគារ និងសម្រាប់ធនាគារ)។

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	១៥.០៩៤.២០៨	-	៦១.៦៥៩.៤៤០	-	១៥.០៩៤.២០៨	-	៦១.៦៥៩.៤៤០	-
ការទិញបន្ថែម	-	១៥.០០០.០០០	-	៦១.៦០៥.០០០	-	១៥.០០០.០០០	-	៦១.៦០៥.០០០
កត់ត្រាជាបន្តក្នុងការិយបរិច្ឆេទ	៧៩៩.១៦៧	៣៧៣.៣៣៣	៣.២៦០.៦០១	១.៥៣៣.២៧៩	៧៩៩.១៦៧	៣៧៣.៣៣៣	៣.២៦០.៦០១	១.៥៣៣.២៧៩
ការសងត្រឡប់	(៤៥១.២០៨)	-	(១.៤៤០.៩២៩)	-	(៤៥១.២០៨)	-	(១.៤៤០.៩២៩)	-
ពន្ធកាត់ទុកដែលបានបង្ក	(៦៣.០០០)	(៥៦.០០០)	(២៥៧.០៤០)	(២២៩.៩៩២)	(៦៣.០០០)	(៥៦.០០០)	(២៥៧.០៤០)	(២២៩.៩៩២)
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ	-	-	(៣៦៧.៦៧៥)	២២៩.៧៦០	-	-	(៣៦៧.៦៧៥)	២២៩.៧៦០
នាចុងការិយបរិច្ឆេទ	១៥.៣៧៩.១៦៧	១៥.៣១៧.៣៣៣	៦២.៤៥៤.៧៩៧	៦៣.១៣៤.០៤៧	១៥.៣៧៩.១៦៧	១៥.៣១៧.៣៣៣	៦២.៤៥៤.៧៩៧	៦៣.១៣៤.០៤៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៨. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាតិ(ត)

(ខ) សមតុល្យជាមួយសម្ព័ន្ធព្យាតិ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	១៥.១១០.៨៣៣	១៥.០៨៩.២៥០	៦២.១០៥.៥២៤	៦២.៣១៨.៦០៣	១៥.១១០.៨៣៣	១៥.០៨៩.២៥០	៦២.១០៥.៥២៤	៦២.៣១៨.៦០៣
កត់ត្រាជាបន្ទុកក្នុងការិយបរិច្ឆេទ	២៦៨.៣៣៤	២៦៨.៣៣៣	១.០៩៦.៩៤៩	១.១០៨.៧៥២	២៦៨.៣៣៤	២៦៨.៣៣៣	១.០៩៦.៩៤៩	១.១០៨.៧៥២
ពន្ធកាត់ទុកដែលបានបង្ក	-	(៤០.២៥០)	-	(១៦៦.៣១៣)	-	(៤០.២៥០)	-	(១៦៦.៣១៣)
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ	-	-	(៧៤៧.៦៧៦)	(១២២.៩៩៥)	-	-	(៧៤៧.៦៧៦)	(១២២.៩៩៥)
នាចុងការិយបរិច្ឆេទ	១៥.៣៧៩.១៦៧	១៥.៣១៧.៣៣៣	៦២.៤៥៤.៧៩៧	៦៣.១៣៨.០៤៧	១៥.៣៧៩.១៦៧	១៥.៣១៧.៣៣៣	៦២.៤៥៤.៧៩៧	៦៣.១៣៨.០៤៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៨. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាតិ (ត)

(គ) ប្រតិបត្តិការសម្ព័ន្ធព្យាតិ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
i). ចំណូលការប្រាក់ពីសម្ព័ន្ធព្យាតិ								
ឥណទាន និង បុរេប្រទានផ្តល់ដល់បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	៦៩៧.០៤៤	៧៨២.០១៦	២.៤៤៣.៩៥៦	៣.២១១.៧៤០	៦៩៥.៧១៧	៧៨១.៩៥៣	២.៤៣៨.៥២៥	៣.២១១.៤៨១
ii). ចំណូលកម្រៃ និង ជើងសារពីសម្ព័ន្ធព្យាតិ								
ភាគហ៊ុនិក	៣៨៤	៣០.៧២៥	១.៥៦៧	១២៦.១៨៤	៣៨៤	៣០.៧២៥	១.៥៦៧	១២៦.១៨៤
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	២៣.១៨៩	១៤.៥៧៩	៩៤.៦១១	៥៩.៨៧៦
	៣៨៤	៣០.៧២៥	១.៥៦៧	១២៦.១៨៤	២៣.៥៧៣	៤៥.៣០៤	៩៦.១៧៨	១៨៦.០៦០
iii). ចំណាយការប្រាក់ទៅឱ្យ សម្ព័ន្ធព្យាតិ								
ប្រាក់បញ្ញើរបស់បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	១០៤.៧៦១	១០៩.០០៦	៤២៧.៤២៥	៤៤៧.៦៨៤	៩២.៦១២	៨៧.៣៧៩	៣៧៧.៨៥៧	៣៥៨.៨៦៦
ប្រាក់កម្ចីពីភាគហ៊ុនិក	៤.៦៧០.៨៨៥	៤.២២២.៧៦១	១៩.០៥៧.២១០	១៧.៣៤២.៨៤០	៤.៦៧០.៨៨៥	៤.២២២.៧៦១	១៩.០៥៧.២១០	១៧.៣៤២.៨៤០
ប្រាក់បញ្ញើរបស់ភាគហ៊ុនិក	៩៥.០២៥	១២២.៤៦៩	៣៨៧.៧០២	៥០២.៩៨០	៩៥.០២៥	១២២.៤៦៩	៣៨៧.៧០២	៥០២.៩៨០
ប្រាក់បញ្ញើរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	១១៥.៣៨៣	១៦១.៧៣៣	៤៧០.៧៦៣	៦៦៤.២៣៨
	៤.៨៧០.៦៧១	៤.៤៥៤.២៣៦	១៩.៨៧២.៣៣៧	១៨.២៩៣.៥០៤	៤.៨៧៣.៩០៥	៤.៥៩៤.៣៤២	២០.២៩៣.៥៣២	១៨.៨៦៦.៩២៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៨. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាទិ (ត)

(គ) ប្រតិបត្តិការសម្ព័ន្ធព្យាទិ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
iv). ចំណាយកម្រៃ និងជើងសារទៅឱ្យសម្ព័ន្ធព្យាទិ								
ក្រុមប្រឹក្សាភិបាល								
កម្រៃឈ្នួលរស់ក្រុមប្រឹក្សាភិបាល	៤៥០.១៥៩	៥៧៣.៤២៩	១.៨៣៦.៦៤៩	២.៣៥៦.៧១៦	៣៥៧.៧៥៩	៤០២.៦២៣	១.៤៥៩.៦៥៧	១.៦៥៣.៥៧៣
បុគ្គលិកជាតិក្នុងគ្រងសំខាន់ៗ								
អត្ថប្រយោជន៍បុគ្គលិកយុវពលទី	៦.៨៩៤.៨៨៤	១០.១៨៦.៨០៣	២៨.១៣១.១២៧	៤១.៨៣៧.២០០	៥.៨៥៤.៧៤៦	៩.២២៥.៧៧៣	២៣.៩០៣.៦៨៤	៣៧.៨៩០.២៥០
អត្ថប្រយោជន៍យុវពលវ័ន	៣៣៣.០៣៧	៨១០.១៩៣	១.៣៥៨.៧៩១	៣.៣២៧.៤៦៣	១៧២.៤១៣	៦៦២.៦៥០	៧០៣.៤៤៥	២.៧២១.៥០៣
ក្រុមហ៊ុនបុត្រសម្ព័ន្ធ								
កម្រៃហ្វីកហ្វីន	-	-	-	-	១.០៤៧.៤០៥	១.៦១៩.៧៧០	៤.២៧៣.៤១២	៦.៦៥២.៣៩៥
ផ្សេងៗ	-	-	-	-	១៥.៤៣១	១៥.៣៣៦	៦២.៩៥៤	៦២.៩៨៥
	៧.៦៧៨.០៨០	១១.៥៧០.៤២៥	៣១.៣២៦.៥៦៧	៤៧.៥២១.៣៧៩	៧.៤៥១.៧៥៤	១១.៩២៦.១៥២	៣០.៤៤០.១៥៦	៤៨.៩៨០.៧០៦
v). កិច្ចសន្យាផ្សេងៗ								
ECL លើការធានាហិរញ្ញវត្ថុ លើកម្ចីរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ពី IFC (កំណត់សម្គាល់ ៣៦ (ឃ))	-	-	-	-	(៥.៨១០)	(១៣.៧០១)	(២៣.៧០៥)	(៥៦.២៧០)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៨. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាតិ (ត)

(គ) ប្រតិបត្តិការសម្ព័ន្ធព្យាតិ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
i). ចំណូលការប្រាក់ពីសម្ព័ន្ធព្យាតិ								
ឥណទាន និង បុរេប្រទានផ្តល់ដល់បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	២៣៥.៣០៩	២១៦.៤៤០	៩៦១.៩៤៣	៨៩៤.៣៣០	២៣៥.៤៨៩	២១៦.១៣១	៩៦២.៦៧៩	៨៩៣.០៥៣
ii). ចំណូលកម្រៃ និង ជើងសារពីសម្ព័ន្ធព្យាតិ								
ភាគហ៊ុនិក	២៧	៩.៩៦៩	១១០	៤១.១៩២	២៧	៩.៩៦៩	១១០	៤១.១៩២
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៨.២៩៧	៥.៦៥៣	៣៣.៩១៩	២៣.៣៥៨
	២៧	៩.៩៦៩	១១០	៤១.១៩២	៨.៣២៤	១៥.៦២២	៣៤.០២៩	៦៤.៥៥០
iii). ចំណាយការប្រាក់ទៅឱ្យ សម្ព័ន្ធព្យាតិ								
ប្រាក់បញ្ញើរបស់បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ	៤០.៩៥៥	៣២.៩៦៨	១៦៧.៤២៤	១៣៦.២២៤	៣១.៩០៦	២៩.៩៥២	១៣០.៤៣២	១២៣.៧៦២
ប្រាក់កម្ចីពីភាគហ៊ុនិក	១.៣៤១.៤៣៦	១.៦២២.៦០២	៥.៤៨៣.៧៩០	៦.៧០៤.៥៩១	១.៣៤១.៤៣៦	១.៦២២.៦០២	៥.៤៨៣.៧៩០	៦.៧០៤.៥៩១
ប្រាក់បញ្ញើរបស់ភាគហ៊ុនិក	៤៧.៤១៩	៥១.៨៨០	១៩៣.៨៤៩	២១៤.៣៦៨	៤៧.៤១៩	៥១.៨៨០	១៩៣.៨៤៩	២១៤.៣៦៨
ប្រាក់បញ្ញើរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៣៧.៥៨៤	៤៩.២២៧	១៥៣.៦៤៣	២០៣.៤០៦
	១.៤២៩.៨១០	១.៧០៧.៤៥០	៥.៨៤៥.០៦៣	៧.០៥៥.១៨៣	១.៤៥៨.៣៤៥	១.៧៥៣.៦៦១	៥.៩៦១.៧១៤	៧.២៤៦.១២៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៨. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាទិ (ត)

(គ) ប្រតិបត្តិការសម្ព័ន្ធព្យាទិ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
iv). ចំណាយកម្រៃ និងជើងសារទៅឱ្យសម្ព័ន្ធព្យាទិ								
ក្រុមប្រឹក្សាភិបាល								
កម្រៃឈ្នួលសេវាក្រុមប្រឹក្សាភិបាល	១៥៦.៧១៨	១៨៦.២៣៤	៦៤០.៦៦៣	៧៦៩.៥១៩	១២៥.៧៥៨	១៤០.០២៥	៥១៤.០៩៩	៥៧៤.៥៨៣
បុគ្គលិកជាអ្នកគ្រប់គ្រងសំខាន់ៗ								
អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី	២.០៧១.៧៧៨	២.០១៣.៦៤៨	៨.៤៦៩.៤២៨	៨.៣២០.៣៩៤	១.៧១៨.៥៧៧	១.៧៦០.៧៤៩	៧.០២៥.៥៤៣	៧.២៧៥.៤១៤
អត្ថប្រយោជន៍រយៈពេលវែង	៧២.៤៩៧	២.៧៥២	២៩៦.៣៦៨	១១.៣៧២	៦៨.៤៧១	(៤.៨៨២)	២៧៩.៩១០	(២០.១៧២)
ក្រុមហ៊ុនបុត្រសម្ព័ន្ធ								
កម្រៃហ្វីកហ្វីន	-	-	-	-	៤០៧.៨៤៦	២៨២.៥៨៣	១.៦៦៧.២៧៤	១.១៦៧.៦៣៣
ផ្សេងៗ	-	-	-	-	៤.៦០៦	៥.៣៨៣	១៨.៨២៩	២២.២៤៣
	២.៣០០.៩៩៣	២.២០២.៦៣៤	៩.៤០៦.៤៥៩	៩.១០១.២៨៥	២.៣២៥.២៥៨	២.១៨៣.៨៥៨	៩.៥០៥.៦៥៥	៩.០២៣.៧០១
v). កិច្ចសន្យាផ្សេងៗ								
ECL លើការធានាហិរញ្ញវត្ថុ លើកម្ចីរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ពី IFC (កំណត់សម្គាល់ ៣៦ (ឃ))	-	-	-	-	(៤.៩៤៥)	(៣.២៩៣)	(២០.២១៥)	(១៣.៦០៧)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

(ក) សេចក្តីផ្តើម និង ទស្សនៈទូទៅ

ធនាគារ គឺជាធនាគារនាំមុខ ដែលបានចុះបញ្ជីក្នុងទីផ្សារមូលបត្រ និងមានបណ្តាញប្រតិបត្តិការសាខា និងសេវាស្វ័យប្រតិបត្តិការច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់នូវផលិតផល និងសេវាកម្មជាច្រើនប្រភេទជូនដល់សាធារណជនដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើ សេវាផ្ទេរប្រាក់ សេវាចាត់ចែងសាច់ប្រាក់ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម ប័ណ្ណអេស៊ីលីដា និងប័ណ្ណឥណទាន-ឥណទាន និងសេវាឌីជីថល ដូចជា សេវាអេស៊ីលីដាអ៊ីនធើណែត សេវាអេស៊ីលីដាម៉ូបាល (mobile banking app) សេវាអេស៊ីលីដាអ៊ីឌីអិល ម៉ាស៊ីនអេធើអិល ម៉ាស៊ីនឆ្លុះកាត និងម៉ាស៊ីនដាក់ប្រាក់បញ្ញើមានកាលកំណត់។ ដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់លេខ ១៣ ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៤ របស់ធនាគារមានដូចខាងក្រោម៖

- (ក) ធនាគារ អេស៊ីលីដា ឡារ លីមីតធីត
- (ខ) ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក
- (គ) សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក និង
- (ឃ) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

ស្ថិតក្នុងមជ្ឈដ្ឋានអាជីវកម្មដែលមានការប្រកួតប្រជែង ការវិវត្ត និងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងការផ្លាស់ប្តូរ ឬភាពខុសគ្នានៃច្បាប់យុត្តាធិការ ដូច្នេះសម្ព័ន្ធធនាគារ និងធនាគារចាំបាច់ ត្រូវមានការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព ដើម្បីគ្រប់គ្រង និងធានាថាហានិភ័យទាំងអស់ដែលស្ថិតនៅក្នុងរង្វង់កម្រិតសម្រាប់ហានិភ័យ (Risk Appetite) និងវិសេសលើវែន (Risk Tolerance)។ ការគ្រប់គ្រងហានិភ័យនេះផ្តល់នូវការធានាសមហេតុផលផងដែរទាក់ទងនឹងការសម្រេចគោលដៅរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ក្របខណ្ឌគ្រប់គ្រងហានិភ័យត្រូវបានបង្កើតឡើង ដោយមានធាតុចាំបាច់ដូចជា៖ ១) អភិបាលកិច្ច និងការត្រួតពិនិត្យដោយក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ២) ការអនុវត្តវិសម្រាប់ហានិភ័យ (Risk Appetite) និង វិសេសលើវែន (Risk Tolerance) ៣) ការអនុវត្តដំណើរការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព និង ៤) ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងទិន្នន័យ។ ក្របខណ្ឌនេះត្រូវបានរួមបញ្ចូលក្នុងដំណើរការគ្រប់គ្រងអាជីវកម្ម និងប្រតិបត្តិការប្រចាំថ្ងៃ ដើម្បីផ្តល់នូវការគ្រប់គ្រងហានិភ័យ ប្រកបដោយតម្លាភាព និងសង្គតិភាពទូទាំងធនាគារ និងសម្ព័ន្ធធនាគារ។

សម្ព័ន្ធធនាគារ និងធនាគារ បង្កើតឱ្យមានដំណើរការគ្រប់គ្រងហានិភ័យដែលអាចការពារហានិភ័យបានទុកជាមុនដោយដាក់បញ្ចូលវប្បធម៌នៃការទទួលខុសត្រូវ និងភាពជាម្ចាស់ហានិភ័យក្នុងការគ្រប់គ្រង ហានិភ័យនៅគ្រប់កម្រិត ដោយរាប់បញ្ចូលទាំងក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ រហូតដល់កម្មករនិយោជិតគ្រប់លំដាប់ថ្នាក់របស់សម្ព័ន្ធធនាគារ និងធនាគារ។ វប្បធម៌គ្រប់គ្រងហានិភ័យនេះត្រូវបានគាំទ្រដោយ (១) គោលនយោបាយនានាទាក់ទងនឹងកម្មករនិយោជិតធនាគារ (ការគ្រប់គ្រងធនធានមនុស្ស និងក្រមសីលធម៌ ក្រមប្រតិបត្តិ ទំនាស់ផលប្រយោជន៍ ការតែងតាំង និងលាភការ កំណត់ការនិវេទន៍ និងការគ្រប់គ្រងរបាយការណ៍ស្តីពីកំហុស កម្មករនិយោជិត។ល។) (២) គោលការណ៍ផ្តល់អត្ថប្រយោជន៍នានាដោយស្រប ជាមួយនឹងកម្រិតសម្រាប់ហានិភ័យ (Risk Appetite) និងវិសេសលើវែន (Risk Tolerance) និង (៣) ការបណ្តុះបណ្តាលអំពីហានិភ័យ នៅទូទាំងសម្ព័ន្ធធនាគារ និង ធនាគារ។

ការគ្រប់គ្រងហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវអនុវត្តតាមម៉ូដែលខ្សែបន្ទាត់ទាំងបី ដែលគាំទ្រដោយភាពគ្រប់គ្រាន់នៃបុគ្គលិកជំនាញ នៅក្នុងការគ្រប់គ្រងហានិភ័យ នៅគ្រប់ផ្នែកទាំងអស់នៃម៉ូដែលនេះ។

(ខ) គោលបំណង និង គោលការណ៍

គោលបំណងនៃការគ្រប់គ្រងហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគាររួមមាន៖

- ដើម្បីធានាហានិភ័យ ឱ្យស្ថិតនៅក្នុងរង្វង់កម្រិតសម្រាប់ហានិភ័យ (Risk Appetite) និងវិសេសលើវែន (Risk Tolerance) និង ដើម្បីផ្តល់នូវការធានាដ៏សមហេតុផលក្នុងការសម្រេចគោលដៅ។
- ដើម្បីគ្រប់គ្រងហានិភ័យឱ្យមានប្រសិទ្ធភាព និងដើម្បីកំណត់អត្តសញ្ញាណហានិភ័យមុនពេលវាកើតមានឡើង និងកាត់បន្ថយហានិភ័យជាសារវន្តឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
- ដើម្បីរក្សាតុល្យភាពក្នុងការគ្រប់គ្រងហានិភ័យ និងការបង្កើនតម្លៃដល់សម្ព័ន្ធធនាគារ និងធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) គោលបំណង និង គោលការណ៍ (ត)

វិស័យហានិភ័យ (Risk Appetite) គឺជាចំនួន និងប្រភេទនៃហានិភ័យ ក្នុងកម្រិតទាំងមូលដែល សម្ព័ន្ធធនាគារ និងធនាគារទទួលយកដើម្បីរក្សាបានតម្លៃភាគហ៊ុនិករយៈពេលវែង។ វិស័យហានិភ័យ (Risk Tolerance) គឺជាកម្រិតបម្រែបម្រួលនៃហានិភ័យជាអតិបរមាដែលអាចទទួលយកបាន ព្រមទាំងចាត់វិធានការណ៍សមស្របដើម្បីកាត់បន្ថយហានិភ័យ។

របាយការណ៍វិស័យហានិភ័យ (Risk Appetite) និងវិស័យហានិភ័យ (Risk Tolerance) របស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានបង្កើតឡើងដោយស្របទៅនឹងយុទ្ធសាស្ត្រអាជីវកម្ម និងតួនាទីរបស់ធនាគារនៅក្នុងវិស័យហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ធ្វើការត្រួតពិនិត្យ និងអនុម័តរបាយការណ៍វិស័យហានិភ័យ (Risk Appetite) និងវិស័យហានិភ័យ (Risk Tolerance) របស់សម្ព័ន្ធធនាគារ និងធនាគារ ជាមួយនឹងការពិចារណាទៅលើហានិភ័យសំខាន់ៗ ដោយផ្ដោតទៅលើប្រភេទលក្ខណៈ និងកម្រិតនៃហានិភ័យទាំងនោះ ដែលសម្ព័ន្ធធនាគារ និងធនាគារ សុខចិត្តសន្មត និងផ្តល់នូវអនុសាសន៍ក្នុងការគ្រប់គ្រងហានិភ័យទាំងនេះ។

គោលនយោបាយគ្រប់គ្រងហានិភ័យ បានចែងអំពីប្រភេទហានិភ័យ ដោយស្របទៅតាមប្រភេទហានិភ័យ ដែលបានកំណត់ដោយគណៈកម្មការ Basel និងស្របតាមលក្ខណៈ និងបរិបទអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ។ គោលនយោបាយនេះបាន ចែងអំពីវិស័យហានិភ័យ (Risk Tolerance) និងកម្រិតកំណត់ផ្ទៃក្នុង (Internal Targets) ទៅតាមប្រភេទហានិភ័យនីមួយៗ។

នៅគ្រប់ពេលទាំងអស់ សម្ព័ន្ធធនាគារ និងធនាគារត្រូវប្រកាន់ខ្ជាប់នូវអនុលោមភាពអនុបាតប្រុងប្រយ័ត្ន និងតម្រូវការនានា កំណត់ដោយធនាគារជាតិ នៃ កម្ពុជា។

ប្រសិនបើមានការលើកឡើងពិសេសណាមួយ នៅគ្រប់ពេលទាំងអស់ សម្ព័ន្ធធនាគារ និងធនាគារត្រូវប្រកាន់ខ្ជាប់នូវអនុលោមភាព វិស័យហានិភ័យ (Risk Appetite) និងវិស័យហានិភ័យ (Risk Tolerance) និងកម្រិតកំណត់ផ្ទៃក្នុង (Internal Targets) ដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាលនៅក្នុងគោលនយោបាយគ្រប់គ្រងហានិភ័យ ដើម្បីកាត់បន្ថយការខាតបង់ជាសារវន្តដរាបណាមានការលើកឡើងច្បាស់លាស់ផ្សេងពីនេះ។

សកម្មភាពអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ អាចប្រឈមនឹងហានិភ័យហិរញ្ញវត្ថុផ្សេងៗមួយចំនួនដូចជា ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមានហានិភ័យអត្រាប្តូររូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់) និងហានិភ័យសន្ទនីយភាព។ ហានិភ័យផ្នែកភាគហ៊ុន និងផ្នែកទំនិញមិនត្រូវបានអនុវត្តទេ ដោយសារសម្ព័ន្ធធនាគារ និងធនាគារមិនមានធ្វើកាន់កាប់ការវិនិយោគ (ជួញ-ដូរ) លើភាគហ៊ុន ឬទំនិញណាមួយនោះទេ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) គោលបំណង និង គោលការណ៍ (ត)

សម្ព័ន្ធធនាគារ និងធនាគារ កាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដូចខាងក្រោម៖

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	៦០៣.២១៤.០៤៤	៤៩៥.៧៩៣.៥៦៤	២.៤៤៩.៦៥២.២៤៩	២.០២៥.៣១៦.៧២៥	៥៩៣.១៨៣.២៣៤	៤៨៦.៥៨៤.៣១៧	២.៤០៨.៩១៧.១១៣	១.៩៨៧.៦៩៦.៩៣៥
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៤១៣.១៩៩.២០០	១.៥០៩.៥៤៣.១៧៤	៧.៣៦៣.៤០១.៩៥១	៦.១៦៦.៤៤៣.៨៤២	១.៧៧៧.៤៧៧.២៥៤	១.៤៧៨.៨៨២.០២១	៧.២១៨.៣៣៥.១២៨	៦.០៤១.២៣៣.០៥៦
ការវិនិយោគហិរញ្ញវត្ថុ	៥៣៤.៣៦៦.៦១៥	៣៥៧.៣៥៤.៧១៤	២.១៧០.០៦២.៨២៣	១.៤៥៩.៧៩៤.០០៧	៥៣៤.៣៦៦.៦១៥	៣៥៧.៣៥៤.៧១៤	២.១៧០.០៦២.៨២៣	១.៤៥៩.៧៩៤.០០៧
ឥណទាន និងបុរេប្រទាន- សុទ្ធ	៦.៧៧៥.៤០៨.៥៧៤	៦.៦០១.៦៦៥.២៣១	២៧.៥១៤.៩៣៤.២៣៥	២៦.៩៦៧.៤០២.៤៦៩	៦.៦២៣.៨២៦.៦០០	៦.៤៥៧.០៤៣.២៨៤	២៦.៤៩៩.៣៥៩.៨២៣	២៦.៣៧៧.០២១.៨៣១
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១០.៣៧៦.៨១០	៨.៥៥០.៦៤៩	៤២.១៤០.២២៥	៣៤.៩២៩.៤០១	១០.៥២១.០៣៨	៨.១៦០.៥៩១	៤២.៧២៥.៩៣៥	៣៣.៣៣៦.០១៤
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៩.៧៣៦.៥៦៥.២៥១	៨.៩៧២.៩០៧.៣៤០	៣៩.៥៤០.១៩១.៤៨៣	៣៦.៦៥៤.៣២៦.៤៨៤	៩.៥៣៩.៣៧៤.៧៤១	៨.៧៨៤.០២៤.៩៣១	៣៨.៧៣៩.៤០០.៨២២	៣៥.៨៩៩.០៨១.៨៤៣
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារនិងស្ថាប័ន								
ហិរញ្ញវត្ថុផ្សេងៗ	៣៨៧.៥០២.០៣៥	៤១៩.៧៩២.៦២០	១.៥៧៣.៦៤៥.៧៦៤	១.៧១៤.៨៥២.៨៥៣	៣៥៤.៤៣៦.៨១៥	៣៨៦.៤០៥.៩២៧	១.៤៣៩.៣៦៧.៩០៦	១.៥៧៤.៤៦៨.២១២
ប្រាក់បញ្ញើរបស់អតិថិជន	៧.៧២៨.៧១០.៩៦៣	៦.៨០៨.០២០.៤១៩	៣១.៣៨៦.២៩៥.២២១	២៧.៨១០.៧៦៣.៤១២	៧.៦២១.៤១៥.៤៩១	៦.៧១៥.២៨៥.០២៥	៣០.៩៥០.៥៦៨.៣០៩	២៧.៤៣១.៩៥៥.៦៦៧
បំណុលកតិសន្យា	៣៥.២៥២.៩៤១	៣២.៥២៧.៦៨៧	១៤៣.១៦២.១៩៣	១៣២.៨៧៥.៦០១	៣៣.១៣៨.០០៥	៣០.៥៤៧.៣៤៨	១៣៤.៥៧៣.៤៣៨	១២៤.៧៨៥.៩១៧
ប្រាក់កម្ចី	៦៤៨.២៥៩.៩៤៤	៨៥៩.៨១៣.៥៥០	២.៦៣២.៥៨៣.៦៣៣	៣.៥១២.៣៣៨.៣៥២	៦៣៥.១៥២.៩៥១	៨៤៣.៤១៨.៥៩១	២.៥៧៩.៣៥៦.១៣៤	៣.៤៤៥.៣៦៤.៩៤៤
បំណុលបន្ទាប់បន្សំ	១៧៤.១១៧.២៩១	១១៧.០៥៣.៨៤២	៧០៧.០៩០.៣១៩	៤៧៨.១៦៥.១០៨	១៧៤.១១៧.២៩១	១១៧.០៥៣.៨៤២	៧០៧.០៩០.៣១៩	៤៧៨.១៦៥.១០៨
បំណុលហិរញ្ញវត្ថុផ្សេងៗ	៥៣.១៦៩.៥៦៦	៤៣.៥៩១.០០៨	២១៥.៩២១.៦០៨	១៧៨.០៦៩.២៦៨	៥២.២៧៨.១៥៤	៤២.៤៨៩.៩១៨	២១២.៣០១.៥៨៣	១៧៣.៥៧១.៣១៥
បំណុលហិរញ្ញវត្ថុសរុប	៩.០២៧.០១២.៧៤០	៨.២៨០.៧៩៩.១៦៦	៣៦.៦៥៤.៦៩៨.៧៣៨	៣៣.៨២៧.០៦៤.៥៩៤	៨.៨៧០.៥៣៨.៧០៧	៨.១៣៥.២០៤.៦៩១	៣៦.០២៣.២៥៧.១៨៩	៣៣.២៣២.៣១១.១៦៣
ឧបករណ៍ហិរញ្ញវត្ថុសុទ្ធ	៧០៩.៥៥២.៥១១	៦៩២.១០៨.១៧៤	២.៨៨៥.៤៩២.៧៤៥	២.៨២៧.២៦១.៨៩០	៦៦៨.៨៣៦.០៣៤	៦៥២.៨២០.២៤០	២.៧១៦.១៤៣.៦៣៣	២.៦៦៦.៧៧០.៦៨០

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) គោលបំណង និង គោលការណ៍ (ត)

ខ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃសមស្រប

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្មហិរញ្ញវត្ថុ								
ការវិនិយោគហិរញ្ញវត្ថុ	១៨៩.៦៧០	១៨៩.៦៧០	៧៧០.២៥០	៧៧៤.៨០២	១៨៩.៦៧០	១៨៩.៦៧០	៧៧០.២៥០	៧៧៤.៨០២
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	៣.៣០១.៨៥៣	៥.៧៤៦.៦៨៦	១៣.៤០៨.៨២៥	២៣.៤៧៥.២១២	៣.៣០១.៨៥៣	៥.៧៤៦.៦៨៦	១៣.៤០៨.៨២៥	២៣.៤៧៥.២១២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៣.៤៩១.៥២៣	៥.៩៣៦.៣៥៦	១៤.១៧៩.០៧៥	២៤.២៥០.០១៤	៣.៤៩១.៥២៣	៥.៩៣៦.៣៥៦	១៤.១៧៩.០៧៥	២៤.២៥០.០១៤
ឧបករណ៍ហិរញ្ញវត្ថុសុទ្ធ	៣.៤៩១.៥២៣	៥.៩៣៦.៣៥៦	១៤.១៧៩.០៧៥	២៤.២៥០.០១៤	៣.៤៩១.៥២៣	៥.៩៣៦.៣៥៦	១៤.១៧៩.០៧៥	២៤.២៥០.០១៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យជាសក្តានុពល ដែលភាគីម្ខាងទៀតនៃកិច្ចសន្យា ខកខានក្នុងការបំពេញកាតព្វកិច្ចទូទាត់សងរបស់ខ្លួនអនុលោមតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា។ ទន្ទឹមនឹងឥណទាន គឺជាប្រភពសំខាន់បំផុតនៃហានិភ័យឥណទាន ប្រភពផ្សេងទៀតនៃហានិភ័យឥណទាន ដែលអាចកើតមានតាមរយៈសកម្មភាពប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ រួមមាន នៅក្នុងបញ្ជីកាធនាគារ (Banking Book) និងបញ្ជីកាជួញដូរ (Trading Book) ទាំងក្នុង និងក្រៅតារាងតុល្យការ។ សម្ព័ន្ធធនាគារ និងធនាគារ អាចប្រឈមនឹងហានិភ័យឥណទានលើឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតក្រៅពីឥណទានដូចជាការធ្វើស្វ័យការ (Acceptances) ហិរញ្ញប្បទានពាណិជ្ជកម្ម ការសន្យាផ្តល់ឥណទាន និងលិខិតធានា ប្រតិបត្តិការអន្តរធនាគារ ប្រតិបត្តិការទូទាត់ ប្រតិបត្តិការប្តូររូបិយប័ណ្ណបរទេស មូលបត្របំណុល មូលបត្រកម្មសិទ្ធិ និងឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទផ្សេងៗទៀត។

គោលការណ៍ហានិភ័យឥណទាន៖

- ក្រុមប្រឹក្សាភិបាលទទួលស្គាល់ថា ឥណទាន គឺជាប្រភពដ៏សំខាន់នៃប្រាក់ចំណូលរបស់សម្ព័ន្ធធនាគារ និងធនាគារ តែផ្ទុយទៅវិញ ឥណទាន ក៏បង្កឱ្យមាននូវហានិភ័យនៃការខាតបង់ដ៏ធ្ងន់ធ្ងរផងដែរ។
- ក្រុមប្រឹក្សាភិបាល យល់ថាការផ្តល់ឥណទានទៅកាន់ចំណែកទីផ្សារតូចៗបានផ្តល់គោលនយោបាយមានស្រាប់ដែលត្រូវបានអនុវត្តត្រឹមត្រូវ ការកាន់កាប់ឥណទាន ខ្នាតតូច គឺទទួលបាននូវហានិភ័យឥណទាន ក្នុងកម្រិតទាបជាងការកាន់កាប់ឥណទានដែលមានទំហំធំៗ ដូចដែលទិន្នន័យប្រវត្តិបានបង្ហាញថាការខាតបង់ដោយសារឥណទានបានខកខានសងមានតិចតួចបំផុត។ ក្រុមប្រឹក្សាភិបាលយល់ឃើញថា តុល្យភាពហានិភ័យនិងប្រាក់ចំណេញអំណោយផលសម្រាប់ការផ្តល់ឥណទានទៅក្នុងចំណែកទីផ្សារតូចៗ និងឥណទានខ្នាតតូចទាំងនេះ ជាផលិតផលស្នូលរបស់សម្ព័ន្ធធនាគារ និង ធនាគារផងដែរ។
- ក្រុមប្រឹក្សាភិបាល យល់ថាថ្នាក់គ្រប់គ្រងមានសិទ្ធិគ្រប់គ្រាន់ក្នុងការកែតម្រូវ ផ្លាស់ប្តូរតាមស្ថានភាពជាក់ស្តែងនូវការអភិវឌ្ឍផលិតផល ឬខ្សែសង្វាក់ផលិតផលដែលមានស្រាប់ប៉ុន្តែខ្សែសង្វាក់ផលិតផលថ្មីគឺតម្រូវឱ្យមានការ អនុម័តពីក្រុមប្រឹក្សាភិបាល។
- ការទទួលខុសត្រូវប្រចាំថ្ងៃសម្រាប់ហានិភ័យឥណទាន គឺជាការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងជាន់ខ្ពស់នៃនាយកដ្ឋានគ្រប់គ្រងសេវាឥណទាន និងសាខា។
- ហានិភ័យឥណទានគឺត្រូវបានវាស់វែងជាប្រចាំ ដោយការគណនាការខាតបង់ឥណទានរំពឹងទុក (“ECL”) តាមរយៈប្រូបាប៊ីលីតេនៃការខកខានសងត្រឡប់ ការខាតបង់ដែលបណ្តាលមកពីការខកខានសងត្រឡប់ (“LGD”) របស់អតិថិជន ដោយផ្អែកទៅលើចំណាត់ថ្នាក់ឥណទាន (Credit Scoring) ដែលបានដាក់ឱ្យអនុវត្តប្រើប្រាស់។
- ក្រុមប្រឹក្សាភិបាលតម្រូវឱ្យហានិភ័យឥណទានគួរតែត្រូវបានបំបែក ទៅតាមវិស័យផ្សេងៗ (ដូចជា វិស័យពាណិជ្ជកម្ម កសិកម្ម សេវាកម្ម ឧស្សាហកម្ម និង ហេដ្ឋារចនាសម្ព័ន្ធជាដើម...) និងផលិតផលផ្សេងទៀត ដើម្បីចៀសវាងការប្រឈមផលប៉ះពាល់ធ្ងន់ធ្ងរពីវិស័យជាក់លាក់មួយ។
- ហានិភ័យជាប្រព័ន្ធ គឺជាហានិភ័យដែលកើតឡើងដោយសារការខូចខាត ឬប៉ះពាល់ជាប្រព័ន្ធ នៅក្នុងវិស័យហិរញ្ញវត្ថុទាំងមូល។ ក្រុមប្រឹក្សាភិបាលយល់ឃើញថា ហានិភ័យឥណទានទៅលើដៃគូភាគី ស្ថាប័នហិរញ្ញវត្ថុ គួរតែដាក់កម្រិតនៃការវាយតម្លៃដ៏ប្រុងប្រយ័ត្ន និងត្រួតពិនិត្យដូចទៅនឹងទម្រង់នៃការផ្តល់កម្ចីឥណទានដទៃទៀត ហើយកម្រិតកំណត់ គួរតែត្រូវបានធ្វើឡើង ដើម្បីការពារយ៉ាងល្អិតល្អន់ចំពោះសម្ព័ន្ធធនាគារ និងធនាគារពីហានិភ័យជាប្រព័ន្ធ។

កម្រិតកំណត់ផ្ទៃក្នុង នៃហានិភ័យឥណទាន

កម្រិតកំណត់ផ្ទៃក្នុង លើផលិតផលឥណទាន គួរតែបង្កើតឡើងដោយគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និង បច្ចេកវិទ្យាព័ត៌មាននៃក្រុមប្រឹក្សាភិបាល (“BRIC”) និងមានការអនុម័តដោយក្រុមប្រឹក្សាភិបាល។ កម្រិតកំណត់ផ្ទៃក្នុង ត្រូវបានបង្កើត និងកំណត់ដោយស្របទៅតាមកម្រិតសីលធម៌ហានិភ័យ (Risk Appetite) នៃក្រុមប្រឹក្សាភិបាល។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

គោលការណ៍ហានិភ័យឥណទាន (ត)

នាយកដ្ឋានគ្រប់គ្រងហានិភ័យត្រូវត្រួតពិនិត្យជាប្រចាំ ទៅលើការកំណត់ផ្ទៃក្នុង ដែលបានកំណត់ និង អនុម័តដោយ ក្រុមប្រឹក្សាភិបាល និងផ្តល់អនុសាសន៍ទៅលើការផ្លាស់ប្តូរផ្សេងៗប្រសិនបើចាត់ទុកថាជាការចាំបាច់។

ដើម្បីរក្សាកំណើនឥណទាន ដោយប្រុងប្រយ័ត្ន និងសមស្រប ក៏ដូចជាដើម្បីរក្សាគុណភាពឥណទាន កម្រិតកំណត់ផ្សេងៗ បានកំពុងដាក់ទៅលើផលិតផលឥណទាន ដែលត្រូវអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួនដូចខាងក្រោម៖

- អនុបាតហានិភ័យឥណទាន (Loan Exposure Ratio) បានកំណត់ចំនួនសរុបនៃឥណទានមានសំពៀតឥណទាន ដែលខកខានសងធំជាងសាមសិបប្រាំបី ដកនឹងសំវិធានធនសម្រាប់ឥណទានបាត់បង់ចែកជាមួយមូលនិធិទ្រព្យសម្បត្តិសុទ្ធ អនុបាតនេះ ត្រូវតិចជាង ២៥%។
- កម្រិតកំណត់ ពិដានប្រាក់កម្ចី (Ceilings) ចំពោះវិស័យផ្សេងៗ និងផលិតផល ត្រូវបានកំណត់ ដើម្បីការពារហានិភ័យប្រមូលផ្តុំ។
- សំពៀតឥណទានអតិបរមាសរុប (Maximum Exposure) ចំពោះអតិថិជនម្នាក់ ឬក្រុមអតិថិជន ត្រូវបានកំណត់កម្រិតរហូតដល់ ៥% នៃមូលនិធិទ្រព្យសម្បត្តិសុទ្ធ។
- កម្រិតកំណត់ផ្សេងៗទៀតចំពោះ ស្ថាប័នហិរញ្ញវត្ថុដែលជាសមភាគី។

(ក) ការគ្រប់គ្រងហានិភ័យឥណទាន

ក្រុមប្រឹក្សាភិបាល បានផ្តល់ការទទួលខុសត្រូវក្នុងការត្រួតពិនិត្យទៅលើហានិភ័យឥណទានទៅគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងបច្ចេកវិទ្យាព័ត៌មាននៃក្រុមប្រឹក្សាភិបាល។ នាយកដ្ឋានឥណទាន ទទួលខុសត្រូវលើការគ្រប់គ្រងហានិភ័យឥណទានដូចមានចែងដូចខាងក្រោម៖

- ការបែងចែកតួនាទីដាច់ដោយឡែករវាងអ្នកដែលពាក់ព័ន្ធក្នុងការប្រាស្រ័យជាមួយអតិថិជន ដែលដាក់ពាក្យសុំខ្ចីឥណទាន និង អ្នកដែលពាក់ព័ន្ធក្នុងការអនុម័តឥណទាន។
- ការបែងចែកតួនាទីដាច់ដោយឡែករវាងអ្នកដែលពាក់ព័ន្ធក្នុងការប្រាស្រ័យជាមួយអតិថិជនដោយផ្ទាល់ និងអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងឥណទាន។
- គោលការណ៍នៃការអនុម័តពីរលំដាប់ថ្នាក់ផ្សេងគ្នា ដើម្បីធានាឱ្យមានគុណភាពនៃអត្ថប្រយោជន៍របស់អតិថិជន និងជាកម្មវត្ថុនៅក្នុងដំណើរការវាយតម្លៃហានិភ័យ។
- ការរៀបចំឯកសារព្រមព្រៀងជាមួយអតិថិជនឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា រួមជាមួយព័ត៌មានដែលត្រូវការទាំងអស់ ដែលទាក់ទងនឹងដំណើរការវាយតម្លៃ និងត្រួតពិនិត្យឥណទាន។
- ប្រព័ន្ធត្រួតពិនិត្យឥណទានដែលមានការប្រុងប្រយ័ត្ន គួបផ្សំនឹងការពិនិត្យសមាធិកភាពដែលអាចកំណត់សម្គាល់សញ្ញាណទាន់ពេលវេលាព័ត៌មានពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យ។
- ការត្រួតពិនិត្យដោយឯករាជ្យ ដើម្បីធានាឱ្យមាននូវអនុលោមភាពទៅតាមនីតិវិធី និងនិយ័តកម្មទាក់ទងនឹងដំណើរការឥណទាន (formal control) ព្រមទាំងការត្រួតពិនិត្យតាមដានគុណភាពទាក់ទងនឹងហានិភ័យ និងការត្រួតពិនិត្យឥណទានឱ្យបានទាន់ពេលវេលា (material control)។
- សម្ព័ន្ធធនាគារ និងធនាគារ នឹងរក្សាឱ្យបានល្អនូវសមតុល្យឥណទានតាមវិស័យផ្សេងៗដូចជាវិស័យឧស្សាហកម្ម តំបន់ភូមិសាស្ត្រ រូបិយប័ណ្ណ និងទំហំឥណទាន។
- ការវិភាគឥណទានឡើងដោយផ្ដោតសំខាន់លើសមត្ថភាពអតិថិជន និងឆន្ទៈរបស់អតិថិជនក្នុងការសងឥណទានតាមរយៈការវាយតម្លៃពីអត្ថចរិត និងលំហូរសាច់ប្រាក់ និងការអនុវត្តតាម Green-Lining Methodology។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ក) ការគ្រប់គ្រងហានិភ័យឥណទាន (ត)

សំណុំឥណទានអតិបរមាសរុបរបស់សម្ព័ន្ធធនាគារ និងធនាគារដែលផ្តល់ឱ្យអតិថិជនម្នាក់ ឬក្រុមអតិថិជនតែមួយ (អត្តភាពតែមួយ) មិនត្រូវលើស ៥% នៃទ្រព្យសម្បត្តិសុទ្ធរបស់ធនាគារ។ “សំណុំឥណទាន” (Exposure) គឺរួមមានបរិមាណសរុបនៃ (i) ចំនួនទឹកប្រាក់នៃទ្រព្យរបស់អ្នកខ្ចី ដែលអ្នកខ្ចីនោះជាកូនបំណុល (ii) ប្រាក់ដែលអ្នកខ្ចីជំពាក់ (ឥណទេយ្យ) តាមរយៈការផ្តល់ហិរញ្ញប្បទាន ឬឥណទានទៅឱ្យ ឬជំនួសឱ្យបុគ្គលនោះ ដែលរួមមានដូចជាការធានាឥណទាន លិខិតឥណទាន និងឧបករណ៍និស្សន្ទ (Derivatives)។

(ខ) កម្រិតកំណត់ផ្ទៃក្នុង និង គោលនយោបាយកាត់បន្ថយហានិភ័យ

សម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាន និងបុរេប្រទានជូនអតិថិជនជាឯកត្តជន ឬ សហគ្រាសនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា។ សម្ព័ន្ធធនាគារ និងធនាគារគ្រប់គ្រងកម្រិតកំណត់ និងហានិភ័យឥណទានប្រមូលផ្តុំ នៅពេលដែលហានិភ័យត្រូវបានកំណត់អត្តសញ្ញាណ។ ឥណទានធំ (Large Exposure) ត្រូវបានកំណត់ដោយ ធនាគារជាតិ នៃ កម្ពុជា ថាជា Exposure រួម ចំពោះអ្នកទទួលផលឯកត្តជនណាមួយ ដែលលើសពី ១០% នៃទ្រព្យសម្បត្តិសុទ្ធ។

យោងតាមលក្ខខណ្ឌនៃប្រកាសលេខ ៨៧-០៦-២២០ប្រ.ក. របស់ធនាគារជាតិ នៃ កម្ពុជា តម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវរក្សាជានិច្ចនូវអនុបាតឥណទានធំសរុប ដែលកើតចេញពីប្រតិបត្តិការជាមួយអត្តភាពតែមួយមិនឱ្យលើសពី ២០% នៃមូលនិធិផ្ទាល់សុទ្ធរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ហើយត្រូវរក្សាឥណទានធំសរុបមិនត្រូវឱ្យលើស ៣០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឡើយ។

យោងតាមលិខិតលេខ ២៩៦ របស់ធនាគារជាតិ នៃ ឡាវ តម្រូវឱ្យធនាគារ អេស៊ីលីដា ឡាវ លីមីធីត ត្រូវរក្សាជានិច្ចនូវអនុបាតអតិបរមា ដែលកើតចេញពីប្រតិបត្តិការជាមួយអត្តភាពតែមួយមិនឱ្យលើសពី ២៥% មូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន។ ហើយត្រូវរក្សាអនុបាតឥណទានធំសរុបមិនត្រូវឱ្យលើស ៥០០% នៃមូលនិធិផ្ទាល់សុទ្ធរបស់ខ្លួន។ យ៉ាងណាមិញ មិនមានតម្រូវការនៃអនុបាតឥណទានធំពីនាយកដ្ឋានគ្រប់គ្រង បទប្បញ្ញត្តិហិរញ្ញវត្ថុនៃប្រទេសមីយ៉ាន់ម៉ា សម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ាឡើយ។

សម្ព័ន្ធធនាគារ និងធនាគារបានដាក់ឱ្យប្រើប្រាស់គោលការណ៍នានា សម្រាប់ការអនុវត្ត និងដើម្បីកាត់បន្ថយហានិភ័យឥណទាន។ ការកាត់បន្ថយហានិភ័យនេះភាគច្រើន ត្រូវបានទទួលយកក្នុងទម្រង់ ជាទ្រព្យដាក់បញ្ចាំក្នុងការធានាសុវត្ថិភាពឥណទាន និងបុរេប្រទាន។ សម្ព័ន្ធធនាគារ និងធនាគារអនុវត្តគោលការណ៍ណែនាំស្តីពី ការទទួលយកទ្រព្យធានាដោយផ្អែកតាមចំណាត់ថ្នាក់ឬការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទនៃទ្រព្យធានាសំខាន់ៗដើម្បីធានាឥណទាន និងបុរេប្រទាន មានដូចជា៖

- ទ្រព្យធានាជាទ្រព្យសម្បត្តិក្នុងលក្ខណៈដាច់នៅដ្ឋាន (ដីធ្លី អគារ និង ទ្រព្យសម្បត្តិផ្សេងៗ)
- កម្រៃផ្សេងៗលើទ្រព្យសកម្មក្នុងអាជីវកម្ម ដូចជាដីធ្លី អគារ និង
- សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកម្រិត។

(គ) ការប្រឈមហានិភ័យឥណទានអតិបរមាដោយមិនគិតពីទ្រព្យធានា ឬការកាត់បន្ថយហានិភ័យឥណទានផ្សេងៗ

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នោះពេល ទំហំហានិភ័យឥណទាន គឺស្មើនឹងតម្លៃយោងរបស់វា។ ចំពោះកិច្ចសន្យាធានាហិរញ្ញវត្ថុ និងកិច្ចសន្យាផ្សេងៗ ដែលបានផ្តល់មានលក្ខណៈស្រដៀងគ្នា ទំហំហានិភ័យឥណទាន គឺស្មើនឹងចំនួនទឹកប្រាក់អតិបរមាដែលសម្ព័ន្ធធនាគារ និងធនាគារ នឹងត្រូវទូទាត់ ប្រសិនបើសមាគមទាមទារការអនុវត្តលិខិតធានាទាំងនោះ។ ចំណែកឯឥណទានដែលទាក់ទងនឹងកិច្ចសន្យា និងយថាភាព ដែលមិនអាចបដិសេធនបាន ទៅលើអាយុកាលនៃកិច្ចសន្យានេះ ជាទូទៅគឺស្មើនឹងចំនួនទឹកប្រាក់ទាំងអស់ដែលមានក្នុងកិច្ចសន្យា។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(គ) ការប្រឈមហានិភ័យឥណទានអតិបរមាដោយមិនគិតពីទ្រព្យធានា ឬ ការកាត់បន្ថយហានិភ័យឥណទានផ្សេងៗ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ការប្រឈមឥណទានទាក់ទិននឹងទ្រព្យសកម្ម								
ហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖								
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៤១៣.១៩៩.២០០	១.៥០៩.៥៤៣.១៧៤	៧.៣៦៣.៤០១.៩៥១	៦.១៦៦.៤៨៣.៤៨២	១.៧៧៧.៤៧៧.២៥៤	១.៤៧៤.៤៨២.០២១	៧.២១៤.៣៣៥.១២៤	៦.០៤១.២៣៣.០៥៦
ការវិនិយោគហិរញ្ញវត្ថុ	៥៣៤.៥៥៦.២៤៥	៣៥៧.៥៤៤.៣៤៤	២.១៧០.៨៣៣.០៧៣	១.៤៦០.៥៦៨.៤០៩	៥៣៤.៥៥៦.២៤៥	៣៥៧.៥៤៤.៣៤៤	២.១៧០.៨៣៣.០៧៣	១.៤៦០.៥៦៨.៤០៩
ឥណទាននិងប្រទាន-សុទ្ធ	៦.៧៧៥.៤០៨.៥៧៨	៦.៦០១.៦៦៥.២៣១	២៧.៥១៤.៩៣៤.២៣៥	២៦.៩៦៧.៨០២.៤៦៩	៦.៦២៣.៨២៦.៦០០	៦.៤៥៧.០៤៣.២៨៨	២៦.៨៩៩.៣៥៩.៨២៣	២៦.៣៧៧.០២១.៨៣១
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	៣.៣០១.៤៥៣	៥.៧៤៦.៦៨៦	១៣.៤០៨.៨២៥	២៣.៤៧៥.២១២	៣.៣០១.៤៥៣	៥.៧៤៦.៦៨៦	១៣.៤០៨.៨២៥	២៣.៤៧៥.២១២
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១០.៣៧៦.៤១០	៨.៥៥០.៦៤៩	៤២.១៤០.២២៥	៣៤.៩២៩.៤០១	១០.៥២១.០៣៨	៨.១៦០.៥៩១	៤២.៧២៥.៩៣៥	៣៣.៣៣៦.០១៤
	៩.១៣៦.៨៤២.៧២៦	៨.៤៨៣.០៥០.១២៤	៣៧.១០៤.៧១៨.៣០៩	៣៤.៦៥៣.២៥៩.៧៧៣	៨.៩៤៩.៦៨៣.០៣០	៨.៣០៧.៣៧៦.៩៧០	៣៦.៣៤៤.៦៦២.៧៨៤	៣៣.៩៣៥.៦៣៤.៩២២
ការប្រឈមឥណទានទាក់ទិននឹងសមាសធាតុ								
ក្រៅតារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	២៩៣.៣៧៩.៧៤១	២០៩.៨៥៤.៦៦៩	១.១៩១.៤១៥.១២៨	៨៥៧.២៥៦.៣២៣	២៩២.៥២៨.៩៦៨	២០៩.៤០៥.០៥២	១.១៨៧.៩៦០.១៣៩	៨៥៥.៤១៩.៦៣៧
លិខិតធានារបស់ធនាគារ	២៦.០១៤.៩១៦	៣១.៩១០.២៨៩	១០៥.៦៤៦.៥៧៤	១៣០.៣៥៣.៥៣១	២៥.៨៣៩.៨៦៥	៣១.៧៧៧.២០៧	១០៤.៩៣៥.៦៩២	១២៩.៨០៩.៨៩១
លិខិតឥណទាន	១៥.៩១៨.៨៤០	២.៣០៣.០៦២	៦៤.៦៤៦.៤០៩	៩.៤០៨.០០៨	១៥.៩១៨.៨៤០	២.៣០៣.០៦២	៦៤.៦៤៦.៤០៩	៩.៤០៨.០០៨
	៣៣៥.៣១៣.៤៩៧	២៤៤.០៦៨.០២០	១.៣៦១.៧៧០.១១១	៩៩៧.០១៧.៨៦២	៣៣៤.២៨៧.៦៧៣	២៤៣.៨៨៥.៣២១	១.៣៥៧.៥៤២.២៤០	៩៩៤.៦៣៧.៥៣៦
ហានិភ័យឥណទានអតិបរមាសរុប	៩.៤៧២.១៥៦.២២៣	៨.៧២៧.១១៨.១៤៤	៣៨.៤៦៦.៤៨៦.៤២០	៣៥.៦៥០.២៧៧.៦៣៥	៩.២៨៣.៩១០.៧០៣	៨.៥៥០.៨៦២.២៩១	៣៧.៧០២.២០៥.០២៤	៣៤.៩៣០.២៧២.៤៥៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(គ) ការប្រឈមហានិភ័យឥណទានអតិបរមា ដោយមិនគិតពីទ្រព្យធានា ឬ ការកាត់បន្ថយហានិភ័យឥណទានផ្សេងៗ (ត)

តារាងនៅទំព័រមុនបង្ហាញពីហានិភ័យឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសេណារីយ៉ូស្ថានភាពអាក្រក់បំផុត ដោយមិនគិតពីទ្រព្យធានា ឬលិខិតធានា និងការកាត់បន្ថយហានិភ័យឥណទានផ្សេងៗទេ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុក្នុងតារាងតុល្យការ ការប្រឈមហានិភ័យដែលបានបង្ហាញខាងលើគឺផ្អែកទៅលើតម្លៃយោងសុទ្ធ។

ដូចបានបង្ហាញខាងលើ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ៧១,៥៣% នៃការប្រឈមហានិភ័យ អតិបរមាសរុបចំពោះ សម្ព័ន្ធធនាគារ និង៧១,៣៥% ចំពោះធនាគារនៃការប្រឈមហានិភ័យអតិបរមាសរុបចំពោះធនាគារ គឺកើតមកពីឥណទាន និងបុរេប្រទាន (គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ៧៥,៦៥% ចំពោះសម្ព័ន្ធធនាគារ និង ៧៥,៥១% ចំពោះធនាគាររៀងគ្នា) ។

អ្នកគ្រប់គ្រងមានជំនឿថា ខ្លួនមានលទ្ធភាពបន្តការគ្រប់គ្រង និងទ្រទ្រង់ហានិភ័យឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបណ្តាលមកពីឥណទាន និងបុរេប្រទាន ឱ្យស្ថិតក្នុងកម្រិតអប្បបរមា។ ហានិភ័យឥណទានជាសាធារណៈ គឺជាផលប៉ះពាល់ដែលកើតឡើងពីឥណទាន និងបុរេប្រទាន។ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីហានិភ័យឥណទានដែលកើតឡើងពីឥណទាន និងបុរេប្រទាន រាល់កម្រិតទំហំឥណទាន ត្រូវតែមិនលើសពី៧៥%នៃតម្លៃដែលអាចលក់ចេញដែលបានប៉ាន់ស្មានទុករបស់រូបវន្តបញ្ជីនោះទេ លើកលែងតែឥណទានផ្សេងទៀតដែលបានអនុម័តដោយគណៈកម្មាធិការគ្រប់គ្រងឥណទាន ដែលទំហំឥណទានធៀបទៅនឹងទ្រព្យបញ្ចាំមានតម្លៃលើសពី ៧៥%។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ប្រមាណ ៩១,៧២% សម្រាប់សម្ព័ន្ធធនាគារ និង៩១,៥៩% សម្រាប់ធនាគារ នៃឥណទាន និងបុរេប្រទានទាំងនេះត្រូវបានដាក់បញ្ចាំ (គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណ ៩៤,២២% សម្រាប់សម្ព័ន្ធធនាគារ និង៩៤,១៦% សម្រាប់ធនាគារ) រៀងគ្នា។

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន

ការប្រមូលផ្តុំហានិភ័យឥណទានកើតឡើងនៅពេលមានភាគីដៃគូមួយចំនួន ដែលមានសកម្មភាពអាជីវកម្មប្រហាក់ប្រហែលគ្នា និងមានស្ថានភាពផ្នែកសេដ្ឋកិច្ចស្រដៀងគ្នា ដែលអាចបណ្តាលឱ្យពួកគេពុំមានលទ្ធភាពបំពេញកាតព្វកិច្ចសងបំណុលបាន នៅពេលដែលពួកគេជួបប្រទះនឹងផលប៉ះពាល់នៃបម្រែបម្រួលផ្នែកសេដ្ឋកិច្ច ឬលក្ខខណ្ឌផ្សេងៗទៀតស្រដៀងគ្នា។ សម្ព័ន្ធធនាគារ និងធនាគារ បានវិភាគលើហានិភ័យឥណទានប្រមូលផ្តុំដោយផ្អែកលើទីតាំងភូមិសាស្ត្រ និងប្រភេទអាជីវកម្មដូចមានក្នុងទំព័របន្ទាប់៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ

ការវិភាគអំពីការប្រមូលផ្តុំហានិភ័យឥណទាន (ដោយមិនគិតពីទ្រព្យធានា ឬការកាត់បន្ថយហានិភ័យឥណទាន) ផ្អែកទៅតាមទីតាំងនៃប្រទេស ភាគីដៃគូ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ								
	កម្ពុជា ដុល្លារអាមេរិក	បារាំង ដុល្លារអាមេរិក	អាឡឺម៉ង់ ដុល្លារអាមេរិក	ឡាវ ដុល្លារអាមេរិក	សិង្ហបុរី ដុល្លារអាមេរិក	សហរដ្ឋអាមេរិក ដុល្លារអាមេរិក	មីយ៉ាន់ម៉ា ដុល្លារអាមេរិក	ប្រទេសផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤									
ការប្រឈមឥណទានទាក់ទិននឹងទ្រព្យសកម្មហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖									
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៣០៦.០៧៦.១៧៣	៤១.៦៣៤.៩៦០	៣០.២០៥.៤២៩	៣៣.៤៦៥.៧៩៦	២១០.៤៩១.៣៥៦	១៤០.៤៤២.៦៨៦	១៦៤.៩០៦	៩.៥០៩.៤៩៤	១.៤១៣.១៩៩.២០០
ការវិនិយោគហិរញ្ញវត្ថុ	៥៣៤.៥៥៦.២៤៥	-	-	-	-	-	-	-	៥៣៤.៥៥៦.២៤៥
ឥណទាន និងបុរេប្រទាន- សុទ្ធ	៦.៦២៣.៤២៦.៥៩៩	-	-	១៣០.៥១១.១២៥	-	-	២១.០៧០.៤៥៤	-	៦.៧៧៥.៤០៨.៥៧៨
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	៤៦៨.០០០	-	-	-	-	-	-	២.៤៣៣.៤៥៣	៣.៣០១.៤៥៣
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៩.៧០៣.០៣៩	-	-	៦៧៣.៧៧១	-	-	-	-	១០.៣៧៦.៨១០
	<u>៤.៤៧៤.៦៣០.០៩៦</u>	<u>៤១.៦៣៤.៩៦០</u>	<u>៣០.២០៥.៤២៩</u>	<u>១៦៥.០៥០.៦៩២</u>	<u>២១០.៤៩១.៣៥៦</u>	<u>១៤០.៤៤២.៦៨៦</u>	<u>២១.២៣៩.៧៦០</u>	<u>១២.៣៤៣.៣៤៧</u>	<u>៩.១៣៦.៤៤២.៧២៦</u>
ការប្រឈមឥណទានទាក់ទិននឹងសមាសធាតុ ក្រៅតារាងតុល្យការ៖									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	២៩២.៥២៤.៩៦៨	-	-	៤៥០.៧៧៣	-	-	-	-	២៩៣.៧៥០.៥០១
លិខិតធានារបស់ធនាគារ	២៥.៤៣៩.៤៦៥	-	-	១៧៥.០៥១	-	-	-	-	២៦.០១៤.៩១៦
លិខិតឥណទាន	១៥.៩១៤.៤៤០	-	-	-	-	-	-	-	១៥.៩១៤.៤៤០
	<u>៣៣៣.៨៧៨.៨៧៣</u>	<u>-</u>	<u>-</u>	<u>១.០២៥.៨៩៤</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>៣៣៥.៣១៨.៨៩៧</u>
ការប្រឈមឥណទានអតិបរមាសរុប	<u>៤.៨០៨.៥០៧.៧៦៩</u>	<u>៤១.៦៣៤.៩៦០</u>	<u>៣០.២០៥.៤២៩</u>	<u>១៦៦.០៧៦.៥១៦</u>	<u>២១០.៤៩១.៣៥៦</u>	<u>១៤០.៤៤២.៦៨៦</u>	<u>២១.២៣៩.៧៦០</u>	<u>១២.៣៤៣.៣៤៧</u>	<u>៩.៤៧២.១៥៦.២២៣</u>
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	<u>៣៥.៧៧៣.០១៥.០៦០</u>	<u>១៦៩.០៩៥.៤១៨</u>	<u>១២២.៦៦៥.៤៧២</u>	<u>៦៧៤.៤៣៦.៧៣១</u>	<u>៤៥៦.៤២៩.៧៩៧</u>	<u>៧៣៤.៤០២.១៤៨</u>	<u>៤៦.២៥៤.៦៦៥</u>	<u>៥០.១២៦.៣៣២</u>	<u>៣៨.៤៦៦.៤២៦.៤២៧</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ (ត)

	សម្ព័ន្ធធនាគារ								
	កម្ពុជា ដុល្លារអាមេរិក	បារាំង ដុល្លារអាមេរិក	អាឡឺម៉ង់ ដុល្លារអាមេរិក	ឡាវ ដុល្លារអាមេរិក	សិង្ហបុរី ដុល្លារអាមេរិក	សហរដ្ឋអាមេរិក ដុល្លារអាមេរិក	មីយ៉ាន់ម៉ា ដុល្លារអាមេរិក	ប្រទេសផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣									
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម									
ហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖									
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៣៩០.២២៥.០៨៥	១.៨៨៦.៣៤២	១.៤២៦.១១៤	២៨.៩៩៤.៩៨៥	៦៦១.៥៤១	៧៩.១៥៤.៣៧០	៧១.១២៤	៤៤០.៧.១១៣	១.៥០៩.៥៤៣.១៧៤
ការវិនិយោគហិរញ្ញវត្ថុ	៣៥៧.៥៤៤.៣៨៤	-	-	-	-	-	-	-	៣៥៧.៥៤៤.៣៨៤
ឥណទាន និងបុរេប្រទាន-សុទ្ធ	៦៤៥.៧០៤.៣២៨	-	-	១២៦.៤២២.០១៨	-	-	១៤.១៩៩.៩២៥	-	៦៦៦.១២៦.២៧១
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	១.១០១.០០០	-	-	-	-	៥២.៤១១	-	៤.៥៩២.៨៧៥	៥.៧៤៦.៦៨៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៧.៧៦១.៣៤២	-	-	៧៨៩.៣០៧	-	-	-	-	៨.៥៥០.៦៤៩
	៤.២១៣.៦៧៥.០៩៩	១.៨៨៦.៣៤២	១.៤២៦.១១៤	១៥៦.២០៦.៣១០	៦៦១.៥៤១	៧៩.២០៧.១៨១	១៨.២១១.០៥៣	១២.៩៩៩.៩៨៨	៨.៤៨៣.០៥០.១២៧
ការប្រឈមឥណទានទាក់ទងនឹងសមាសធាតុ									
ក្រៅតារាងតុល្យការ៖									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	២០៩.៤០៥.០៥២	-	-	៤៤៩.៦១៧	-	-	-	-	២០៩.៨៥៤.៦៦៩
លិខិតធានារបស់ធនាគារ	៣១.៧៧៧.២០៧	-	-	១៣៣.០៨២	-	-	-	-	៣១.៩១០.២៨៩
លិខិតឥណទាន	២.៣០៣.០៦២	-	-	-	-	-	-	-	២.៣០៣.០៦២
	២៤៣.៨៨៥.៣២១	-	-	៥៨២.៧០៩	-	-	-	-	២៤៤.០៦៨.០៩០
ការប្រឈមឥណទានអតិបរមាសរុប	៤.៤៥៧.១៦០.៤២០	១.៨៨៦.៣៤២	១.៤២៦.១១៤	១៥៦.៧៨៩.០០៩	៦៦១.៥៤១	៧៩.២០៧.១៨១	១៨.២១១.០៥៣	១២.៩៩៩.៩៨៨	៨.៧២៧.១១៨.១៤៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣៤.៥៤៧.៥០០.៣១៥	៧.៧០៥.៧០៧	៥៨២.៥៧៨	៦៤០.៤៨៣.១០២	២.៧០២.៣៥៥	៣២៣.៥១១.៣៣៤	៧៤.៦៣៧.២៥២	៥៣.១០៤.៩៥១	៣៥.៦៥០.២៧៧.០៣៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ (ត)

	ធនាគារ								
	កម្ពុជា ដុល្លារអាមេរិក	បារាំង ដុល្លារអាមេរិក	អាឡឺម៉ង់ ដុល្លារអាមេរិក	ឡាវ ដុល្លារអាមេរិក	សិង្ហបុរី ដុល្លារអាមេរិក	សហរដ្ឋអាមេរិក ដុល្លារអាមេរិក	មីយ៉ាន់ម៉ា ដុល្លារអាមេរិក	ប្រទេសផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤									
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម									
ហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖									
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៣០៦.០៤៤.៧១៦	៤១.៦៣៤.៩៦០	៣០.២០៥.៨២៩	១៨.៤៩៣	២១០.៨៩១.៣៥៦	១៨០.៨៤២.៦៨៦	៤៦.៥៥៧	៧.៧៨៤.៦៥៧	១.៧៧៧.៤៧៧.២៥៤
ការវិនិយោគហិរញ្ញវត្ថុ	៥៣៤.៥៥៦.២៨៥	-	-	-	-	-	-	-	៥៣៤.៥៥៦.២៨៥
ឥណទាន និងបុរេប្រទាន-សុទ្ធ	៦.៦២៣.៨២៦.៦០០	-	-	-	-	-	-	-	៦.៦២៣.៨២៦.៦០០
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	៤៦៨.០០០	-	-	-	-	-	-	២.៨៣៣.៨៥៣	៣.៣០១.៨៥៣
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១០.២៦៥.៦២៤	-	-	-	-	-	២៥៥.៤១៤	-	១០.៥២១.០៣៨
	<u>៨.៧៧៥.១៦១.២២៥</u>	<u>៤១.៦៣៤.៩៦០</u>	<u>៣០.២០៥.៨២៩</u>	<u>១៨.៤៩៣</u>	<u>២១០.៨៩១.៣៥៦</u>	<u>១៨០.៨៤២.៦៨៦</u>	<u>៣០១.៩៧១</u>	<u>១០.៦២២.៥១០</u>	<u>៨.៩៤៩.៦៨៣.០៣០</u>
ការប្រឈមឥណទានទាក់ទងនឹងសមាសធាតុ									
ក្រៅតារាងតុល្យការ៖									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	២៩២.៥២៨.៩៦៨	-	-	-	-	-	-	-	២៩២.៥២៨.៩៦៨
លិខិតធានារបស់ធនាគារ	២៥.៨៣៩.៨៦៥	-	-	-	-	-	-	-	២៥.៨៣៩.៨៦៥
លិខិតឥណទាន	១៥.៩១៨.៨៤០	-	-	-	-	-	-	-	១៥.៩១៨.៨៤០
	<u>៣៣៤.២៨៧.៦៧៣</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>៣៣៤.២៨៧.៦៧៣</u>
ការប្រឈមឥណទានអតិបរមាសរុប	<u>៨.៨០៩.៤៤៨.៨៩៨</u>	<u>៤១.៦៣៤.៩៦០</u>	<u>៣០.២០៥.៨២៩</u>	<u>១៨.៤៩៣</u>	<u>២១០.៨៩១.៣៥៦</u>	<u>១៨០.៨៤២.៦៨៦</u>	<u>៣០១.៩៧១</u>	<u>១០.៦២២.៥១០</u>	<u>៩.២៨៣.៩៧០.៧០៣</u>
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	<u>៣៥.៧៧៥.១៧១.៩៧៣</u>	<u>១៦៩.០៩៥.៨១៧</u>	<u>១២២.៦៦៥.៨៧២</u>	<u>៧៥.១០០</u>	<u>៨៥៦.៤២៩.៧៩៧</u>	<u>៧៣៤.៤០២.១៤៨</u>	<u>១.២២៦.៣០៤</u>	<u>៤៣.១៣៨.០១៣</u>	<u>៣៧.៧០២.២០៥.០២៤</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(i) វិភាគតាមទីតាំងភូមិសាស្ត្រ (ត)

	ធនាគារ								
	កម្ពុជា ដុល្លារអាមេរិក	បារាំង ដុល្លារអាមេរិក	អាឡឺម៉ង់ ដុល្លារអាមេរិក	ឡាវ ដុល្លារអាមេរិក	សិង្ហបុរី ដុល្លារអាមេរិក	សហរដ្ឋអាមេរិក ដុល្លារអាមេរិក	មីយ៉ាន់ម៉ា ដុល្លារអាមេរិក	ប្រទេសផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣									
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖									
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៣៩០.១៦៨.៧០៩	១.៨៨៦.៣៤២	១៤២.៦១៤	១៥.៨៧១	៦៦១.៥៤១	៧៩.១៥៤.៣៧០	៤៦.៩៣៦	៦.៨០៥.៦៣៨	១.៤៧៨.៨៨២.០២១
ការវិនិយោគហិរញ្ញវត្ថុ	៣៥៧.៥៤៤.៣៨៤	-	-	-	-	-	-	-	៣៥៧.៥៤៤.៣៨៤
ឥណទាន និងបុរេប្រទាន- សុទ្ធ	៦.៤៥៧.០៤៣.២៨៨	-	-	-	-	-	-	-	៦.៤៥៧.០៤៣.២៨៨
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	១.១០១.០០០	-	-	-	-	៥២.៤១១	-	៤.៥៩២.៨៧៥	៥.៧៤៦.៦៨៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៧.៩១៤.០៥០	-	-	-	-	-	២៤៦.៥៤១	-	៨.១៦០.៥៩១
	៨.២១៣.៧៧១.៤៣១	១.៨៨៦.៣៤២	១៤២.៦១៤	១៥.៨៧១	៦៦១.៥៤១	៧៩.២០៧.១៨១	២៩៣.៤៧៧	១១.៣៩៤.៥១៣	៨.៣០៧.៣៧៦.៩៧០
ការប្រឈមឥណទានទាក់ទងនឹងសមាសធាតុក្រៅតារាងតុល្យការ៖									
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	២០៩.៤០៥.០៥២	-	-	-	-	-	-	-	២០៩.៤០៥.០៥២
លិខិតធានារបស់ធនាគារ	៣១.៧៧៧.២០៧	-	-	-	-	-	-	-	៣១.៧៧៧.២០៧
លិខិតឥណទាន	២.៣០៣.០៦២	-	-	-	-	-	-	-	២.៣០៣.០៦២
	២៤៣.៤៨៥.៣២១	-	-	-	-	-	-	-	២៤៣.៤៨៥.៣២១
ការប្រឈមឥណទានអតិបរមាសរុប	៨.៤៥៧.២៥៦.៧៥២	១.៨៨៦.៣៤២	១៤២.៦១៤	១៥.៨៧១	៦៦១.៥៤១	៧៩.២០៧.១៨១	២៩៣.៤៧៧	១១.៣៩៤.៥១៣	៨.៥៥០.៨៦២.២៩៣
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣៤.៥៤៧.៨៩៣.៨៣២	៧.៧០៥.៧០៧	៥៨២.៥៧៤	៦៤.៨៣៣	២.៧០២.៣៩៥	៣២៣.៥៦១.៣៣៤	១.១៩៤.៨៥៤	៤៦.៥៦២.៩២៦	៣៨.៩៣០.២៧២.៤៥៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម

ការវិភាគអំពីការប្រមូលផ្តុំហានិភ័យឥណទាន (ដោយមិនគិតពីទ្រព្យធានា ឬការកាត់បន្ថយហានិភ័យឥណទាន) ទៅតាមតម្លៃយោង គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ផ្អែកទៅតាមប្រភេទអាជីវកម្មរបស់ភាគីដែលមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ							
	គ្រឹះស្ថានហិរញ្ញវត្ថុ ដុល្លារអាមេរិក	ការលក់ដុំ និង លក់រាយ ដុល្លារអាមេរិក	សេវាកម្ម ដុល្លារអាមេរិក	គេហដ្ឋាន ដុល្លារអាមេរិក	ផលិតកម្ម ដុល្លារអាមេរិក	កសិកម្ម ដុល្លារអាមេរិក	អាជីវកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤								
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម								
ហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖								
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៤១៣.១៩៩.២០០	-	-	-	-	-	-	១.៤១៣.១៩៩.២០០
ការវិនិយោគហិរញ្ញវត្ថុ	-	-	-	-	-	-	៥៣៤.៥៥៦.២៨៥	៥៣៤.៥៥៦.២៨៥
ឥណទាន និងបុរេប្រទាន-សុទ្ធ	១.៥២១.៤៧៣	២.២៣០.០៦៩.០៦៥	១.៦៤២.៤១០.៧៦៨	១៨២.៦៥៩.៩៤៤	២៣០.១០២.១៤៤	១.៤១៦.៣២១.៤៩៩	១.០៧១.៩២៣.២៨៥	៦.៧៧៥.៤០៨.៥៧៨
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	៣.៣០១.៨៥៣	-	-	-	-	-	-	៣.៣០១.៨៥៣
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៥.២១១.៧៧០	-	-	-	-	-	៥.១៦៥.០៤០	១០.៣៧៦.៨១០
	<u>១.៤២៣.២៣៤.២៩៦</u>	<u>២.២៣០.០៦៩.០៦៥</u>	<u>១.៦៤២.៤១០.៧៦៨</u>	<u>១៨២.៦៥៩.៩៤៤</u>	<u>២៣០.១០២.១៤៤</u>	<u>១.៤១៦.៣២១.៤៩៩</u>	<u>១.០៧១.៩២៣.២៨៥</u>	<u>៩.១៣៦.៨៤២.៧២៦</u>
ការប្រឈមឥណទានទាក់ទងនឹងសមាសធាតុ								
ក្រៅតារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	២៩៣.៣៧៩.៧៤១	២៩៣.៣៧៩.៧៤១
លិខិតធានារបស់ធនាគារ	-	-	-	-	-	-	២៦.០១៤.៩១៦	២៦.០១៤.៩១៦
លិខិតឥណទាន	-	-	-	-	-	-	១៥.៩១៨.៨៤០	១៥.៩១៨.៨៤០
	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>៣២៥.៣១៣.៤៩៧</u>	<u>៣២៥.៣១៣.៤៩៧</u>
ការប្រឈមឥណទានអតិបរមាសរុប	<u>១.៤២៣.២៣៤.២៩៦</u>	<u>២.២៣០.០៦៩.០៦៥</u>	<u>១.៦៤២.៤១០.៧៦៨</u>	<u>១៨២.៦៥៩.៩៤៤</u>	<u>២៣០.១០២.១៤៤</u>	<u>១.៤១៦.៣២១.៤៩៩</u>	<u>១.៩០៦.៩៥៨.១០៧</u>	<u>៩.៤៦២.១៦៦.២២៣</u>
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	<u>៧.៤០៤.១៥៤.៤៧៦</u>	<u>៩.០៥៦.៣១០.៤៧៣</u>	<u>៦.៦៧១.៤៥៤.៥២៩</u>	<u>៧៤១.៧៨២.០៣៣</u>	<u>៩៣៤.៤៤៤.៨០៧</u>	<u>៥.៧៥១.៦៨៣.២៣២</u>	<u>៧.៩០៦.៥៩៦.៨៧៣</u>	<u>៣៨.៤៦៦.៤២៦.៤២៣</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម (ត)

	សម្ព័ន្ធធនាគារ							
	គ្រឹះស្ថានហិរញ្ញវត្ថុ ដុល្លារអាមេរិក	ការលក់ដុំ និង លក់រាយ ដុល្លារអាមេរិក	សេវាកម្ម ដុល្លារអាមេរិក	គេហដ្ឋាន ដុល្លារអាមេរិក	ផលិតកម្ម ដុល្លារអាមេរិក	កសិកម្ម ដុល្លារអាមេរិក	អាជីវកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣								
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្ម								
ហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖								
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៥០៩.៥៤៣.១៧៨	-	-	-	-	-	-	១.៥០៩.៥៤៣.១៧៨
ការនិយោគហិរញ្ញវត្ថុ	-	-	-	-	-	-	៣៥៧.៥៤៤.៣៤៤	៣៥៧.៥៤៤.៣៤៤
ឥណទាននិងបុរេប្រទាន-សុទ្ធ	៦.៣៩៤.៩៦៦	២.១៥២.៤៤០.៧៨៣	១.៥៩៧.២១១.០៥៣	២០៤.៦១១.៧៩២	២៣៥.៧២០.៧៩០	១.៤០២.៥៦០.៦៩៦	១.០០២.៧២៥.១៥១	៦.៦០១.៦៦៥.២៣១
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	៥.៧៤៦.៦៨៦	-	-	-	-	-	-	៥.៧៤៦.៦៨៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៤.២៣១.៧២៥	-	-	-	-	-	៤.៣១៨.៩២៤	៨.៥៥០.៦៤៩
	<u>១.៥២៥.៩១៦.៥៥៥</u>	<u>២.១៥២.៤៤០.៧៨៣</u>	<u>១.៥៩៧.២១១.០៥៣</u>	<u>២០៤.៦១១.៧៩២</u>	<u>២៣៥.៧២០.៧៩០</u>	<u>១.៤០២.៥៦០.៦៩៦</u>	<u>១.៣៦៤.៥៨៨.៤៥៩</u>	<u>៨.៤៨៣.០៥០.១២៨</u>
ការប្រឈមឥណទានទាក់ទងនឹងសមាស								
ធាតុក្រៅតារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	២០៩.៨៥៤.៦៦៩	២០៩.៨៥៤.៦៦៩
លិខិតធានារ៉ាប់រងធនាគារ	-	-	-	-	-	-	៣១.៩១០.២៨៩	៣១.៩១០.២៨៩
លិខិតឥណទាន	-	-	-	-	-	-	២.៣០៣.០៦២	២.៣០៣.០៦២
	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>២៤៤.០៦៨.០២០</u>	<u>២៤៤.០៦៨.០២០</u>
ការប្រឈមឥណទានរួមសរុប	<u>១.៥២៥.៩១៦.៥៥៥</u>	<u>២.១៥២.៤៤០.៧៨៣</u>	<u>១.៥៩៧.២១១.០៥៣</u>	<u>២០៤.៦១១.៧៩២</u>	<u>២៣៥.៧២០.៧៩០</u>	<u>១.៤០២.៥៦០.៦៩៦</u>	<u>១.៦០៨.៦៥៦.៤៧៩</u>	<u>៨.៧២៧.១១៨.១៤៨</u>
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	<u>៦.២៣៣.៣៦៩.១២៦</u>	<u>៨.៧៩២.៧២០.៥៩៩</u>	<u>៦.៥២៤.៦០៧.១៥២</u>	<u>៨៣៥.៨៣៩.១៧០</u>	<u>៩៦២.៩១៩.៤២៧</u>	<u>៥.៧២៩.៤៦០.៤៤៣</u>	<u>៦.៥៧១.៣៦១.៧១៧</u>	<u>៣៥.៦៥០.២៧៧.៦៣៤</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម (ត)

	ធនាគារ							
	គ្រឹះស្ថានហិរញ្ញវត្ថុ ដុល្លារអាមេរិក	ការលក់ដុំ និង លក់រាយ ដុល្លារអាមេរិក	សេវាកម្ម ដុល្លារអាមេរិក	គេហដ្ឋាន ដុល្លារអាមេរិក	ផលិតកម្ម ដុល្លារអាមេរិក	កសិកម្ម ដុល្លារអាមេរិក	អាជីវកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤								
ការប្រឈមឥណទានទាក់ទិននឹងទ្រព្យសកម្ម								
ហិរញ្ញវត្ថុក្នុងតារាងតុល្យការ៖								
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៧៧៧.៤៧៧.២៥៤	-	-	-	-	-	-	១.៧៧៧.៤៧៧.២៥៤
ការវិនិយោគហិរញ្ញវត្ថុ	-	-	-	-	-	-	៥៣៤.៥៥៦.២៨៥	៥៣៤.៥៥៦.២៨៥
ឥណទាននិងបុរេប្រទាន-សុទ្ធ	១.៥២១.៤៧៥	២.១៧១.៥៣៧.៣៥៥	១.៦១០.១៨៥.៦៧២	១៧២.៧៩៤.៣២៦	២២៥.៣៧៤.៣២៦	១.៣៧៨.៤៩៧.៣១៧	១.០៦៣.៥១៦.០៨៩	៦.៦២៣.៨២៦.៦០០
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	៣.៣០១.៤៥៣	-	-	-	-	-	-	៣.៣០១.៤៥៣
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៦.១៥៥.២៤៥	-	-	-	-	-	៤.៣៦៥.៧៩៣	១០.៥២១.០៣៨
	<u>១.៧៨៤.៤៥៥.៤២៧</u>	<u>២.១៧១.៥៣៧.៣៥៥</u>	<u>១.៦១០.១៨៥.៦៧២</u>	<u>១៧២.៧៩៤.៣២៦</u>	<u>២២៥.៣៧៤.៣២៦</u>	<u>១.៣៧៨.៤៩៧.៣១៧</u>	<u>១.០៦៣.៤៣៨.១៦៧</u>	<u>៨.៩៤៩.៦៨៣.០៣០</u>
ការប្រឈមឥណទានទាក់ទិននឹងសមាសធាតុ								
ក្រៅតារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	២៩២.៥២៨.៩៦៨	២៩២.៥២៨.៩៦៨
លិខិតធានារ៉ាប់រងធនាគារ	-	-	-	-	-	-	២៥.៤៣៩.៨៦៥	២៥.៤៣៩.៨៦៥
លិខិតឥណទាន	-	-	-	-	-	-	១៥.៩១៨.៨៤០	១៥.៩១៨.៨៤០
	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>៣៣៣.៨៦៧.៦៧៣</u>	<u>៣៣៣.៨៦៧.៦៧៣</u>
ការប្រឈមឥណទានអតិថិជនសរុប	<u>១.៧៨៤.៤៥៥.៤២៧</u>	<u>២.១៧១.៥៣៧.៣៥៥</u>	<u>១.៦១០.១៨៥.៦៧២</u>	<u>១៧២.៧៩៤.៣២៦</u>	<u>២២៥.៣៧៤.៣២៦</u>	<u>១.៣៧៨.៤៩៧.៣១៧</u>	<u>១.៩៣៦.៧០៥.៨៤០</u>	<u>៩.២៨៣.៩៧០.៧០៣</u>
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	<u>៧.២៦២.៩១៩.១១៣</u>	<u>៨.៤១៨.៦១៣.៣១១</u>	<u>៦.៥៣៨.៩៦៤.០១៤</u>	<u>៧០១.៧១៧.៧៥៤</u>	<u>៩១៥.២៤៥.១៣៤</u>	<u>៥.៥៩៩.៧០២.០០៤</u>	<u>៧.៨៦៥.០៤៣.៦៣៦</u>	<u>៣៧.៧០២.២០៥.០២៤</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឃ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុធៀបនឹងការប្រឈមហានិភ័យឥណទាន (ត)

(ii) វិភាគតាមប្រភេទអាជីវកម្ម (ត)

	ធនាគារ							
	គ្រឹះស្ថានហិរញ្ញវត្ថុ ដុល្លារអាមេរិក	ការលក់ដុំ និង លក់រាយ ដុល្លារអាមេរិក	សេវាកម្ម ដុល្លារអាមេរិក	គេហដ្ឋាន ដុល្លារអាមេរិក	ផលិតកម្ម ដុល្លារអាមេរិក	កសិកម្ម ដុល្លារអាមេរិក	អាជីវកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣								
ការប្រឈមឥណទានទាក់ទងនឹងទ្រព្យសកម្មហិរញ្ញវត្ថុ								
ក្នុងតារាងតុល្យការ៖								
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១.៤៧៨.៨៨២.០២១	-	-	-	-	-	-	១.៤៧៨.៨៨២.០២១
ការវិនិយោគហិរញ្ញវត្ថុ	-	-	-	-	-	-	៣៥៧.៥៤៤.៣៨៤	៣៥៧.៥៤៤.៣៨៤
ឥណទាននិងបុរេប្រទាន-សុទ្ធ	៦.៣៩៤.៩៦៧	២.០៩៤.៥៥០.៧៩៦	១.៥៦៧.០៨៧.៦៧៣	១៩៣.៣៩៧.៦៥៤	២៣០.៨១៦.៣៦០	១.៣៦៩.៨០១.០២៣	៩៩៤.៩៩៤.៨១១	៦.៤៥៧.០៤៣.២៨៨
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	៥.៧៤៦.៦៨៦	-	-	-	-	-	-	៥.៧៤៦.៦៨៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៤.៦៤៥.៨៨៤	-	-	-	-	-	៣.៥១៤.៧០៣	៨.១៦០.៥៩១
	<u>១.៤៩៥.៦៦៩.៥៦២</u>	<u>២.០៩៤.៥៥០.៧៩៦</u>	<u>១.៥៦៧.០៨៧.៦៧៣</u>	<u>១៩៣.៣៩៧.៦៥៤</u>	<u>២៣០.៨១៦.៣៦០</u>	<u>១.៣៦៩.៨០១.០២៣</u>	<u>១.៣៥៦.០៥៣.៨៩៨</u>	<u>៨.៣០៧.៣៧៦.៩៧០</u>
ការប្រឈមឥណទានទាក់ទងនឹងសមាសធាតុក្រៅ								
តារាងតុល្យការ៖								
កិច្ចសន្យាផ្តល់ឥណទានដែលមិនបានប្រើប្រាស់	-	-	-	-	-	-	២០៩.៤០៥.០៥២	២០៩.៤០៥.០៥២
លិខិតធានារង់ធនាគារ	-	-	-	-	-	-	៣១.៧៧៧.២០៧	៣១.៧៧៧.២០៧
លិខិតឥណទាន	-	-	-	-	-	-	២.៣០៣.០៦២	២.៣០៣.០៦២
	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>-</u>	<u>២៤៣.៤៨៥.៣២១</u>	<u>២៤៣.៤៨៥.៣២១</u>
ការប្រឈមឥណទានអតិបរមាសរុប	<u>១.៤៩៥.៦៦៩.៥៦២</u>	<u>២.០៩៤.៥៥០.៧៩៦</u>	<u>១.៥៦៧.០៨៧.៦៧៣</u>	<u>១៩៣.៣៩៧.៦៥៤</u>	<u>២៣០.៨១៦.៣៦០</u>	<u>១.៣៦៩.៨០១.០២៣</u>	<u>១.៥៩៩.៥៣៩.២១៩</u>	<u>៨.៥៥០.៨៦២.២៩១</u>
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	<u>៦.១០៩.៨១០.១៦០</u>	<u>៨.៥៥៦.២៤០.០០២</u>	<u>៦.៤០១.៥៥៣.១៤៤</u>	<u>៧៩០.០២៩.៤៣៣</u>	<u>៩៤២.៨៨៤.៨៣១</u>	<u>៥.៥៩៥.៦៣៧.១៧៩</u>	<u>៦.៥៣៤.១១៧.៧១០</u>	<u>៣៤.៩៣០.២៧២.៤៥៩</u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និង សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ង) គោលនយោបាយឥណទានលុបចេញពីបញ្ជី

ឧបករណ៍ហិរញ្ញវត្ថុ អាចត្រូវបានលុបចេញពីបញ្ជីក្រោមការអនុម័តរបស់គណៈកម្មាធិការគ្រប់គ្រងឥណទាន ក្នុងករណីដែលសម្ព័ន្ធធនាគារ និងធនាគារបាត់បង់ការគ្រប់គ្រងលើសិទ្ធិកិច្ចសន្យារបស់ខ្លួនលើហ្វូស៊ីលីដីនោះ ឬនៅពេលដែលផ្នែកខ្លះ ឬផ្នែកទាំងអស់ត្រូវបានចាត់ទុកថាមិនអាចប្រមូលបាន។ នេះជាករណីពិសេសនៅពេលដែលគ្មានការរំពឹងទុកពីតម្រូវការស្តារឡើងវិញរបស់គូភាគី ឬនៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារបានបាត់បង់ការគ្រប់គ្រងលើសិទ្ធិកិច្ចសន្យារបស់ខ្លួន ដោយសារការសម្រេចចិត្តរបស់តុលាការ។ ក្នុងកាលៈទេសៈដែលហ្វូស៊ីលីដីមួយអាចត្រូវបានលុបចេញពីបញ្ជី (Write-Off) ក្នុងករណីដែលបានកំណត់ដូចខាងក្រោម៖

- គ្រប់ទម្រង់នៃមូលបត្រ ធានា ឬទ្រព្យធានា ត្រូវបានប្រកាស និង លក់ចេញ ប៉ុន្តែទឹកប្រាក់ដែលលក់ចេញ មិនអាចទូទាត់សងគ្រប់ចំនួនដែលនៅសល់របស់ហ្វូស៊ីលីដី ។
- សម្ព័ន្ធធនាគារ និងធនាគារមិនអាចប្រមូលបាន ឬមិនមានការធានាសមស្រប ថាសម្ព័ន្ធធនាគារ និងធនាគារនឹងប្រមូលបានគ្រប់ចំនួនដែលដល់កាលកំណត់សង ស្របតាម លក្ខខណ្ឌនៃកិច្ចសន្យាហ្វូស៊ីលីដី។
- សមភាគីបានក្លាយជានរក ឬកំពុងស្ថិតក្នុងដំណាក់កាល រៀបចំឡើងវិញផ្នែកហិរញ្ញវត្ថុ និងដែលលទ្ធផលនៃការរៀបចំឡើងវិញនេះ វានឹងមិនអាចទូទាត់សង ហ្វូស៊ីលីដីបាន។
- ហ្វូស៊ីលីដីនេះត្រូវបានចាត់ថ្នាក់ថា បាត់បង់។

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ

យោងតាមណែនាំ ស.រ.ហ.អ.ក ៩ បានផ្តល់នូវ ការខាតបង់ឥណទានរំពឹងទុក (ECL) ដែលសម្ព័ន្ធធនាគារ និងធនាគារ រំពឹងថាជួបការខាតបង់កើតឡើង ទាំងនៅក្នុងរយៈពេល ១២ខែ ត្រូវចាត់ទុកជា (ដំណាក់កាលទី១) ឬ មួយអាយុកាល ត្រូវចាត់ទុកជា (ដំណាក់កាលទី២ និងទី៣) ។ ការផ្លាស់ប្តូរវិធីសាស្ត្រនៃការធ្វើសវិធានធន ដែលបានបង្កើតដោយ ស.រ.ហ.អ.ក ៩ គឺក្នុងគោលបំណងដើម្បី៖

- ធានាឱ្យមានការទទួលស្គាល់ទាន់ពេលវេលានៃការបាត់បង់ឥណទាន ដែលមានលក្ខណៈឆ្លុះបញ្ចាំងជាងម៉ូដែលការបាត់បង់ដែលបានកើតឡើង (Incurred Loss Model) ពីមុន។
- បែងចែករវាងឧបករណ៍ហិរញ្ញវត្ថុ ដែលគុណភាពឥណទានកាន់តែយ៉ាងយឺតយ៉ាវ និងឧបករណ៍ហិរញ្ញវត្ថុ ដែលមិនមានការខូចខាត។ និង
- ផ្តល់នូវការប៉ាន់ស្មានកាន់តែប្រសើរនៃការខាតបង់ឥណទានរំពឹងទុក (ECL) ស្របទៅនឹងស្ថានភាពថា ក្រុមហ៊ុនស្នាក់នៅ។

សម្ព័ន្ធធនាគារ និងធនាគារអនុវត្តវិធីសាស្ត្រ ៣ ដំណាក់កាល ដោយផ្អែកលើការប្រែប្រួលគុណភាពឥណទានគិត ចាប់តាំងពីហ្វូស៊ីលីដីបាន ទទួលស្គាល់ពីដំបូង៖

វិធីសាស្ត្រ ៣ ដំណាក់កាល	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ការខាតបង់ឥណទានរំពឹងទុក	ការខាតបង់ឥណទានរំពឹងទុក១២ខែ (ECL១២ ខែ)	ការខាតបង់ឥណទាន រំពឹងទុកមួយអាយុកាល(ECLអាយុកាល)	ការខាតបង់ឥណទានរំពឹងទុកមួយអាយុកាល(ECLអាយុកាល)
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន	ហានិភ័យឥណទានមានការកើនឡើងជាសារវន្ត	ឥណទានដែលមានឱនភាពនៃតម្លៃ
មូលដ្ឋាននៃការគណនានៃប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ឬតាមរយៈចំណូលផ្សេងៗគឺជាកម្មវត្ថុនៃការវាយតម្លៃអ៊ីម៉ែរ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និង សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការទទួលស្គាល់ ECL

សម្ព័ន្ធធនាគារ និងធនាគារ បានវាស់វែង ECL ដោយប្រើវិធីសាស្ត្រទូទៅ និងសាមញ្ញ។ វិធីសាស្ត្រទូទៅមាន ការញែកអតិថិជនចេញជា ៣ ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យធ្វើចំណាត់តាមដំណាក់កាល តាមរយៈការវាយតម្លៃហានិភ័យឥណទាន។ ECL រយៈពេល ១២ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី១ ខណៈ ECL មួយអាណត្តិកាលនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី២ និងដំណាក់កាលទី៣។ នាកាលបរិច្ឆេទនៃការវាយតម្លៃហានិភ័យ មួយអាណត្តិកាល និងធនាគារ នឹងវាយតម្លៃហានិភ័យឥណទានទៅតាមឥណទាននីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅការចាប់ផ្តើមកាលបរិច្ឆេទនៃឥណទាននោះ។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានប្រើនៅពេលដែលមិនតម្រូវឱ្យមានលក្ខណៈវិនិច្ឆ័យធ្វើចំណាត់តាមដំណាក់កាល។ នឹងត្រូវអនុវត្តទាំងឥណទានដំណើរការ (ដំណាក់កាលទី១) ឬ ឥណទានមិនដំណើរការ (“អិនភីអិល”) (ដំណាក់កាលទី៣) ផ្អែកលើសូចនាករខកខានទូទាត់សង។

ខាងក្រោមនេះ គឺជាតារាងបង្ហាញពីការសង្ខេបនៃស្ថានភាពហានិភ័យឥណទាន និងរយៈពេលសម្រាប់ការគណនា ECL តាមដំណាក់កាល៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ដំណាក់កាល	កម្រិតហានិភ័យ/ ចំណាត់ថ្នាក់	ចំនួនថ្ងៃផុតកំណត់ (DPD)	ការធ្វើចំណាត់ ថ្នាក់របស់ធនាគារ ជាតិ នៃ កម្ពុជា	សូចនាករ	សូចនាករ ការខកខាន ទូទាត់សង
១	១ ២ ៣ ៤ ៥ ៦	LT* ០ ≤ DPD ≤ ២៩ ST** ០ ≤ DPD ≤ ១៤	ធម្មតា	-	មិនខកខាន/ដំណើរការ
២	៧	LT* ៣០ ≤ DPD ≤ ៨៩ ST** ១៥ ≤ DPD ≤ ៣០	ឃ្លាំមើល	បំពេញតាម លក្ខខណ្ឌ SICR	
៣	៨ ៩ ១០	LT* ៩០ ≤ DPD ≤ ១៧៩ ST** ៣១ ≤ DPD ≤ ៦០	ក្រោមស្តង់ដារ	បំពេញតាម លក្ខខណ្ឌ NPL	ខកខាន/ មិនដំណើរការ
		LT* ១៨០ ≤ DPD ≤ ៣៥៩ ST** ៦១ ≤ DPD ≤ ៩០	សង្ស័យ		
		LT* DPD ≥ ៣៦០ ST** DPD ≥ ៩១	បាត់បង់		

*LT ហ្វាស៊ីលីត៍រយៈពេលវែង **ST ហ្វាស៊ីលីត៍រយៈពេលខ្លី។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និង សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការទទួលស្គាល់ ECL (ត)

ធនាគារ អេស៊ីលីដា ឡារ លីមីធីត

ដំណាក់កាល	ចំនួនថ្ងៃផុតកំណត់ (DPD)	ការធ្វើចំណាត់ថ្នាក់របស់BOL	សូចនាករ	សូចនាករ ការខកខានទូទាត់សង
១	០ ≤ DPD ≤ ២៩	ធម្មតា	-	មិនខកខាន/ដំណើរការ
២	៣០ ≤ DPD ≤ ៨៩	ប្តូរមើល	បំពេញតាមលក្ខខណ្ឌ SICR	
៣	៩០ ≤ DPD ≤ ១៧៩	ក្រោមស្តង់ដារ	បំពេញតាមលក្ខខណ្ឌ NPL	ខកខាន/មិនដំណើរការ
	១៨០ ≤ DPD ≤ ៣៥៩	សង្ស័យ		
	DPD ≥ ៣៦០	បាត់បង់		

ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

ដំណាក់កាល	ចំនួនថ្ងៃផុតកំណត់(DPN)	ការធ្វើចំណាត់ថ្នាក់របស់នាយកដ្ឋានគ្រប់គ្រងបទប្បញ្ញត្តិហិរញ្ញវត្ថុ	សូចនាករ	សូចនាករ ការខកខានទូទាត់សង
១	ទៀងទាត់	ធម្មតា	-	មិនខកខាន/ដំណើរការ
២	០ ≤ DPD ≤ ២៩	ក្រោមស្តង់ដារ	បំពេញតាមលក្ខខណ្ឌ SICR	
៣	៣០ ≤ DPD ≤ ៦០	ប្តូរមើល	បំពេញតាមលក្ខខណ្ឌ NPL	ខកខាន/មិនដំណើរការ
	៦១ ≤ DPD ≤ ៩០	សង្ស័យ		
	DPD ≥ ៩១	បាត់បង់		

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារបានធ្វើចំណាត់ថ្នាក់ឥណទាន និងការធ្វើសំវិធានធនជាភាពព្យាបាលតាមតម្រូវការរបស់ធនាគារជាតិ នៃ កម្ពុជា តាមប្រកាសលេខ ៨៧-០១៧-៣៤៤ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរលេខ ៨៧ ០១៨-០០១ ស រ ច ណ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីម៉ូភេមិន។ ឥណទាន និងបុរេប្រទាន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ត្រូវបានចាត់ថ្នាក់ជា ៥ ចំណាត់ថ្នាក់ដូចបានពិពណ៌នាខាងក្រោម៖

ចំណាត់ថ្នាក់/លក្ខណៈវិនិច្ឆ័យ	ដំណើរការសងប្រាក់	
	ហ្វាស៊ីលីតឺដែលមានកាលកំណត់ដំបូង លើសពីមួយឆ្នាំ	ហ្វាស៊ីលីតឺដែលមានកាលកំណត់ដំបូង ឬតិចជាង ឬស្មើមួយឆ្នាំ
១- ធម្មតា(Normal) ហ្វាស៊ីលីតឺ មានការទូទាត់សងតាមកំណត់ និងមិនមានការសង្ស័យលើការទូទាត់សងនាពេលអនាគត។ ការទូទាត់សងត្រូវបានធ្វើឡើងទៀងទាត់ស្របតាមកិច្ចសន្យា ហើយហ្វាស៊ីលីតឺមិនមានបង្ហាញពីសញ្ញាចុះខ្សោយទាក់ទងនឹងសមត្ថភាពទូទាត់សងអាជីវកម្មលំហូរ សាច់ប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ ។	ទៀងទាត់	ទៀងទាត់

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និង សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ថ្នាក់/លក្ខណៈវិនិច្ឆ័យ	ដំណើរការសងប្រាក់	
	ហ្វាស៊ីលីតឺដែលមានកាលកំណត់ដំបូង លើសពីមួយឆ្នាំ	ហ្វាស៊ីលីតឺដែលមានកាលកំណត់ដំបូង តិចជាង ឬស្មើមួយឆ្នាំ
២- ឃ្លាំមើល (Special Mention) ហ្វាស៊ីលីតឺប្រភេទនេះកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ និង មិនទាន់ហួសកាលកំណត់ទូទាត់សង ប៉ុន្តែបង្ហាញពីសញ្ញា ចុះខ្សោយដែលអាចជះឥទ្ធិពលដល់ការទូទាត់សងរបស់ អតិថិជន នាពេលអនាគត ប្រសិនបើមិនមានវិធានការកែ តម្រូវទាន់ពេលវេលា និងការយកចិត្តទុកដាក់ឱ្យបានដិត ដល់ពីធនាគារ ។ សញ្ញាចុះខ្សោយនេះមានដូចជា ស្ថាន ភាពធ្លាក់ចុះជាបណ្តើរៗនៃ អាជីវកម្ម ឬស្ថានភាពហិរញ្ញវត្ថុ របស់អតិថិជន និងការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចនិងទី ផ្សារ ដែលអាចប៉ះពាល់ដល់លទ្ធភាពប្រាក់ចំណេញ និងសមត្ថភាពទូទាត់សងនាពេលអនាគត ឬ ការធ្លាក់ចុះ តម្លៃទ្រព្យធានា។ ចំណាត់ថ្នាក់នេះ ត្រូវធ្វើឡើងដោយមាន ហេតុផលច្បាស់លាស់ និងមិនគួរប្រើប្រាស់ជាការសម្រប សម្រួលនៅពេលចាត់ថ្នាក់រវាងហ្វាស៊ីលីតឺធម្មតា និង ហ្វាស៊ីលីតឺក្រោម ស្តង់ដារទេ។	- ហ្វាស៊ីលីតឺណា ដែលហួសកាលកំណត់ សងរយៈពេលពី ៣០ថ្ងៃរហូតដល់ ៨៩ ថ្ងៃ។ - ករណីការទូទាត់ការប្រាក់ក្នុងរយៈពេលពី ៣០ថ្ងៃ ទៅ ៨៩ថ្ងៃ ត្រូវបញ្ចូលទៅជា ប្រាក់ដើមធ្វើទុនហិរញ្ញប្បទាន ឬបង្វិល ទៅជាហ្វាស៊ីលីតឺថ្មី។	- ហ្វាស៊ីលីតឺណា ដែលហួសកាលកំណត់ សងអតិបរមាក្នុងរយៈពេល ៣០ថ្ងៃ ។ - នៅពេលការទូទាត់ការប្រាក់ អតិបរមាក្នុង រយៈពេល ៣០ថ្ងៃ ត្រូវបញ្ចូលទៅ ជា ប្រាក់ដើមធ្វើហិរញ្ញប្បទាន ឬបង្វិលទៅជា ហ្វាស៊ីលីតឺថ្មី ។ - ករណីឥណទានវិបារូបន៍ត្រូវបានប្រើ លើសកម្រិតអនុម័ត អតិបរមារយៈពេល ៣០ថ្ងៃ ឬគណនីឥណទាន វិបារូបន៍ មិនមានចលនាសាច់ប្រាក់ចេញចូល (Inactive) អតិបរមា ក្នុងរយៈពេល ៣០ថ្ងៃ ឬលំហូរសាច់ប្រាក់សុទ្ធក្នុង គណនី នោះមិនមានគ្រប់គ្រាន់ ដើម្បី ទូទាត់ការប្រាក់អតិបរមា ក្នុងរយៈពេល ៣០ថ្ងៃ ។
៣- ក្រោមស្តង់ដារ (Sub-standard) ហ្វាស៊ីលីតឺប្រភេទនេះ បង្ហាញភាពទន់ខ្សោយគួរឱ្យកត់ សម្គាល់ និងមិនត្រូវបានគាំពារគ្រប់គ្រាន់ ដោយស្ថានភាព អាជីវកម្ម ឬហិរញ្ញវត្ថុបច្ចុប្បន្ន និងសមត្ថភាពទូទាត់សង របស់អតិថិជន ។ ជាពិសេស ប្រភពចំណូលចម្បងមិនគ្រប់ គ្រាន់សម្រាប់ទូទាត់សងបំណុល ធនាគារត្រូវតែសង្កេត មើលប្រភពចំណូលបន្ថែមផ្សេងទៀត ដូចជាការលក់ ទ្រព្យធានាដើមដែលជាប់ពាក់ព័ន្ធអតិថិជន។ កត្តានាំឱ្យ មានការចាត់ថ្នាក់ក្រោមស្តង់ដារមានដូចជា៖ - អតិថិជនគ្មានលទ្ធភាព ក្នុងការបំពេញកាតព្វកិច្ចសង ប្រាក់តាមកិច្ចសន្យា - ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផលដែលនឹង ជះឥទ្ធិពលមិនល្អដល់អាជីវកម្ម និងលទ្ធភាពប្រាក់ ចំណេញរបស់អតិថិជននាពេលអនាគត - ស្ថានភាពហិរញ្ញវត្ថុធ្លាក់ចុះ និង/ឬអតិថិជន គ្មាន លទ្ធភាពក្នុងការស្វែងរកចំណូលគ្រប់គ្រាន់ ដើម្បីទូទាត់ សងបំណុល - អតិថិជនជួបប្រទះការលំបាកក្នុងការទូទាត់ហ្វាស៊ីលីតឺ ផ្សេងៗទៀតរបស់ធនាគារ ឬរបស់គ្រឹះស្ថានផ្សេងទៀត ប្រសិនបើមានព័ត៌មានដែលអាចរកបាន - អតិថិជនលើសលើលក្ខខណ្ឌនៃកិច្ចសន្យាហិរញ្ញវត្ថុ	- នៅពេលដែលហ្វាស៊ីលីតឺដែលហួស កាលកំណត់សងរយៈពេលពី ៩០ថ្ងៃទៅ ១៧៩ថ្ងៃ ។ - នៅពេលដែល ការទូទាត់ការប្រាក់ក្នុង រយៈពេលពី៩០ថ្ងៃ ទៅ ១៧៩ថ្ងៃ ត្រូវ បញ្ចូលទៅជាប្រាក់ដើមធ្វើទុនហិរញ្ញ ប្បទាន ឬបង្វិលទៅជាហ្វាស៊ីលីតឺថ្មី។	- នៅពេលដែលហ្វាស៊ីលីតឺណាមួយ ហួសកាលបរិច្ឆេទសងក្នុងរយៈពេល អតិបរមា ៦០ ថ្ងៃ។ - នៅពេលការទូទាត់សងការប្រាក់ ក្នុង រយៈពេលអតិបរមា ៦០ ថ្ងៃ ត្រូវបាន បញ្ចូលទៅជាប្រាក់ដើម មូលធនហិរញ្ញ ប្បទាន ឬបង្វិល ទៅក្នុងហ្វាស៊ីលីតឺថ្មី ។ - ក្នុងករណីនេះឥណទានវិបារូបន៍ដែល លើសកំណត់ នៃទឹកប្រាក់ដែលបាន អនុម័ត ក្នុងរយៈពេលអតិបរមា៦០ថ្ងៃ ឬគណនីចរន្តអសកម្មក្នុងរយៈពេល អតិបរមា ៦០ ថ្ងៃ ។ - ឥណទានវិបារូបន៍ ដែលមិនមានលំហូរ ចូលគណនីចរន្ត ក្នុងរយៈពេល ៦០ ថ្ងៃ ត្រូវតែកែប្រែជាប្រាក់កម្ចីមានកាល កំណត់វិញ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និង សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ថ្នាក់/លក្ខណៈវិនិច្ឆ័យ	ដំណើរការសងប្រាក់	
	ហ្វាស៊ីលីតធីដែលមានកាលកំណត់ដំបូង លើសពីមួយឆ្នាំ	ហ្វាស៊ីលីតធីដែលមានកាលកំណត់ដំបូងតិចជាង ឬស្មើ មួយឆ្នាំ
៤- ជាប់សង្ស័យ(Doubtful) ហ្វាស៊ីលីតធីបានធ្វើចំណាត់ប្រភេទនេះ បានបង្ហាញពីភាពទន់ខ្សោយ ដែលធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ “ក្រោមសង្ស័យ” ដោយសារមានភាពសង្ស័យខ្លាំង ឬមិនមានភាពច្បាស់លាស់ ចំពោះការប្រមូលមកវិញ នូវហ្វាស៊ីលីតធីទាំងអស់ ផ្អែកលើតថភាពជាក់ស្តែង លក្ខខណ្ឌ ឬតម្លៃទ្រព្យធានា។ ការខាតបង់នាពេលអនាគតមានកម្រិតខ្ពស់ ទោះបីចំនួនជាក់លាក់នៃការបាត់បង់មិនទាន់អាចកំណត់បានក៏ដោយ ។	- នៅពេលហ្វាស៊ីលីតធី ដែលហួសកាលកំណត់សងរយៈពេលពី ១៨០ថ្ងៃទៅ ៣៥៩ថ្ងៃ ។ - នៅពេលការទូទាត់ការប្រាក់ក្នុងរយៈពេល ពី ១៨០ថ្ងៃ ទៅ ៣៥៩ថ្ងៃ ត្រូវបញ្ចូល ទៅជាប្រាក់ដើម ឬបង្វិលទៅជាហ្វាស៊ីលីតធីថ្មី ។	- នៅពេលហ្វាស៊ីលីតធី ដែលហួសកាលកំណត់សងអតិបរមាក្នុងរយៈពេល ៩០ថ្ងៃ។ - នៅពេលការទូទាត់ការប្រាក់អតិបរមា រយៈពេល៩០ថ្ងៃ ត្រូវបញ្ចូលទៅជាប្រាក់ដើម ឬបង្វិលទៅជាហ្វាស៊ីលីតធីថ្មី ។ - ក្នុងករណីឥណទានវិបារុបន៍ ត្រូវបានប្រើលើសកម្រិតអនុម័តអតិបរមាក្នុងរយៈពេល ៩០ថ្ងៃ ឬគណនីឥណទានវិបារុបន៍មិនមានចលនា សាច់ប្រាក់ចេញចូល (Inactive) អតិបរមាក្នុងរយៈពេល ៩០ ថ្ងៃ។
៥- បាត់បង់(Loss) ហ្វាស៊ីលីតធីប្រភេទនេះ ត្រូវចាត់ថ្នាក់ជាហ្វាស៊ីលីតធី “បាត់បង់” នៅពេលវាមិនអាចប្រមូលមកវិញបាន និងប្រមូលបានតិចតួច ឬមិនអាចប្រមូលបានសោះដើម្បីទូទាត់ នូវសមតុល្យហ្វាស៊ីលីតធីនៅសល់ពីអតិថិជន ។	- នៅពេលហ្វាស៊ីលីតធីណាមួយ ដែលហួសកាលកំណត់សងចំនួន ៣៦០ថ្ងៃ។ - នៅពេលការទូទាត់ការប្រាក់ក្នុងរយៈពេលពី ៣៦០ថ្ងៃ ឬច្រើនជាងត្រូវបញ្ចូលទៅជាប្រាក់ដើមឬបង្វិលទៅជាហ្វាស៊ីលីតធីថ្មី។	- នៅពេលហ្វាស៊ីលីតធីដែលហួសកាលកំណត់សងអតិបរមាក្នុងរយៈពេល ១៨០ថ្ងៃ។ - នៅពេលការទូទាត់ការប្រាក់ អតិបរមាក្នុងរយៈពេល ១៨០ថ្ងៃត្រូវបញ្ចូលទៅជាប្រាក់ដើម ឬបង្វិលទៅជាហ្វាស៊ីលីតធីថ្មី។ - ក្នុងករណីឥណទានវិបារុបន៍ ត្រូវបានប្រើលើសកម្រិតអនុម័ត អតិបរមាក្នុងរយៈពេល ១៨០ថ្ងៃ ឬគណនីឥណទានវិបារុបន៍មិនមានចលនា សាច់ប្រាក់ចេញចូល (Inactive) អតិបរមាក្នុងរយៈពេល ១៨០ថ្ងៃ។

ចំពោះហ្វាស៊ីលីតធី ដែលមានការទូទាត់សង ប្រចាំត្រីមាស ប្រចាំឆមាស ឬប្រចាំឆ្នាំនេះ ហ្វាស៊ីលីតធី ត្រូវបានចាត់ថ្នាក់ហ្វាស៊ីលីតធី “ក្រោមសង្ស័យ” ឬចាត់ថ្នាក់អន់ជាងនេះ អាស្រ័យលើស្ថានភាពរបស់អ្នកខ្ចី ដរាបណាមានការខកខានសងកើតឡើង។ គោលបំណងនៃតារាងខាងលើ ការខកខានទូទាត់សងនឹងត្រូវពិចារណា គិតចាប់ពី ០៥ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីកាលបរិច្ឆេទទូទាត់សង។ ចំណាត់ថ្នាក់ជាហ្វាស៊ីលីតធី “ក្រោមសង្ស័យ” នឹងត្រូវបានអនុញ្ញាតក្នុងករណីតែអតិថិជនអាចបង្ហាញច្បាស់លាស់ថា ការខកខានសងនេះ គ្រាន់តែជាការយឺតយ៉ាវបណ្តោះអាសន្ន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និង សម្រាប់ដំណាច់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ហ្វាស៊ីលីតធីដែលត្រូវបានចាត់ថ្នាក់ ក្រោមស្តង់ដារ សង្ស័យ ឬ បាត់បង់ នឹងត្រូវបានចាត់ថ្នាក់ជាហ្វាស៊ីលីតធី “មិនដំណើរការ”។ ចំណែកឯហ្វាស៊ីលីតធីផ្សេងៗទៀត នឹងត្រូវបានចាត់ថ្នាក់ជាហ្វាស៊ីលីតធី “ដំណើរការ”។ បន្ថែមលើការធ្វើចំណាត់ថ្នាក់ឥណទានដោយយោងទៅតាមព័ត៌មាននៃការខកខានទូទាត់សង និងកម្រិតហានិភ័យ សម្ព័ន្ធធនាគារ និងធនាគារក៏អនុវត្តការចាត់ចំណាត់ថ្នាក់ដោយដៃ នៅពេលដែលមានសញ្ញាណខូចខាតនៃឥណទាន។ សម្ព័ន្ធធនាគារ និងធនាគារអាចចាត់ថ្នាក់ ឥណទានស្ថិតក្រោមចំណាត់ថ្នាក់ ធម្មតា និងឃ្លាំមើល ទៅជាដំណាក់កាលទី៣ នៅពេលដែលមាន សញ្ញាណខូចខាតនៃឥណទានផ្សេងៗ។

គុណភាពឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុក្រៅពីឥណទាន និងបុរេប្រទាន និងការផ្តល់ហិរញ្ញប្បទាន ត្រូវបានកំណត់ដោយផ្អែកលើការផ្តល់ចំណាត់ថ្នាក់របស់ភាគីដៃគូនានា ដូចដែលបានកំណត់ការផ្តល់ចំណាត់ថ្នាក់ស្មើគ្នានៃភ្នាក់ងារផ្តល់ចំណាត់ថ្នាក់អន្តរជាតិផ្សេងទៀត ដូចដែលបានកំណត់ខាងក្រោម៖

គុណភាពឥណទាន	បរិយាយ
អធិបតេយ្យភាព ការវិនិយោគមានចំណាត់ថ្នាក់	សំដៅលើទ្រព្យសកម្មហិរញ្ញវត្ថុដែលចេញដោយធនាគារកណ្តាល ឬការធានាដោយធនាគារកណ្តាល។ សំដៅលើគុណភាពឥណទាន នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលអ្នកចេញប័ណ្ណបំណុលអាចបំពេញកាតព្វកិច្ចទូទាត់ និងអ្នកកាន់កាប់ប័ណ្ណបំណុលចំពោះការប្រឈមហានិភ័យឥណទានកម្រិតទាបនៃការខកខានសងត្រលប់។
ការវិនិយោគមិនមានចំណាត់ថ្នាក់	សំដៅលើគុណភាពឥណទានកម្រិតទាបនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលប្រឈមនឹងហានិភ័យការខកខានសងកម្រិតខ្ពស់។
មិនមានចំណាត់ថ្នាក់	សំដៅលើទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនបានកំណត់ការផ្តល់ចំណាត់ថ្នាក់នាពេលបច្ចុប្បន្ន ដោយសារតែមិនមានម៉ូដែលការផ្តល់ចំណាត់ថ្នាក់ទាំងនោះ។
ឱនភាពឥណទាន	សំដៅលើទ្រព្យសកម្មដែលកំពុងអន់ថយ។

តារាងខាងក្រោមបង្ហាញព័ត៌មានអំពីគុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែងដោយប្រើប្រាស់វិធីសាស្ត្រតាមថ្លៃដើមបានរំលស់។ លើកលែងតែមានការចង្អុលបង្ហាញជាក់លាក់ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុចំនួនទឹកប្រាក់នៅក្នុងតារាងនេះបង្ហាញពីតម្លៃយោងដុលសរុប។ សម្រាប់កិច្ចសន្យាផ្តល់ឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុចំនួនទឹកប្រាក់នៅក្នុងតារាងតំណាងឱ្យចំនួនទឹកប្រាក់ដែលបានសន្យា ឬធានារៀងៗខ្លួន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ឥណទាននិងបុរេប្រទានតាមថ្លៃដើមបានលស់

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤				ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣			
	ដំណាក់កាលទី ១៖ ECL ១២ខែ ដុល្លារណាមេរិក	ដំណាក់កាលទី ២៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រមិន ECL មួយអាយុកាល ដុល្លារណាមេរិក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីម៉ែត្រមិន ECL មួយអាយុកាល ដុល្លារណាមេរិក	សរុប ដុល្លារណាមេរិក	ដំណាក់កាលទី ១៖ ECL ១២ខែ ដុល្លារណាមេរិក	ដំណាក់កាលទី ២៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រមិន ECL មួយអាយុកាល ដុល្លារណាមេរិក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីម៉ែត្រមិន ECL មួយអាយុកាល ដុល្លារណាមេរិក	សរុប ដុល្លារណាមេរិក
សម្ព័ន្ធធនាគារ								
ធម្មតា	៦.៣៥៣.៩៧៧.៥៥០	៧១.២៤៤	១.៧៨៣.១៩០	៦.៣៥៥.៨៣១.៩៨៤	៦.១៧១.៦២៥.៨០៤	១១.១៤៧.៣៤២	-	៦.១៨២.៧៧៣.១៤៦
ឃ្លាំមើល	៧៨.៩១៤	៦០.៩៧៦.៤៣៤	-	៦១.០៥៥.៣៥២	៨០៣.៩៨៧	៤៨.០៥៤.៥៤១	-	៤៨.៨៥៨.៥២៨
ក្រោមស្តង់ដារ	-	-	៤២.៧៩៨.៥២៥	៤២.៧៩៨.៥២៥	-	-	១០១.៤៩១.៧៦៩	១០១.៤៩១.៧៦៩
សង្ស័យ	-	-	៨៧.៧៤៣.៣៩៨	៨៧.៧៤៣.៣៩៨	-	-	១៤៣.៨៨១.៤៥៥	១៤៣.៨៨១.៤៥៥
បាត់បង់	-	-	២៤៩.៦៥១.៤០៣	២៤៩.៦៥១.៤០៣	-	-	១៧៩.៩០៧.១១១	១៧៩.៩០៧.១១១
តម្លៃយោងដុលសរុប	៦.៣៥៤.០៥៦.៤៦៤	៦១.០៤៧.៦៧៨	៤៦១.៩៧៦.៥១៦	៦.៨៧៧.០៨០.៦៥៨	៦.១៧២.៤២៩.៧៩១	៥៩.២០១.៨៨៣	៤២៥.៦៨០.៣៣៥	៦.៦៥៧.៣១២.០០៩
សំវិធានធនលើ ECL	(២៧.៩៣៦.១៥៩)	(៧.៩៤២.២៨៧)	(៦៥.៧៩៣.៦៣៤)	(១០១.៦៧២.០៨០)	(៤.៩៦៦.៦៤៩)	(៥.៣២២.៣៣៣)	(៤១.៣៥៧.៧៩៦)	(៥១.៦៤៦.៧៧៨)
តម្លៃយោង	៦.៣២៦.១២០.៣០៥	៥៣.១០៥.៣៩១	៣៩៦.១៨២.៨៨២	៦.៧៧៥.៤០៥.៥៧៦	៦.១៦៧.៤៦៣.១៤២	៥៣.៨៧៩.៥៥០	៣៨៤.៣២២.៥៣៩	៦.៦០៥.៦៦៥.២៣១
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២៥.៦៩០.៣៧៤.៥៧៤	២១៥.៦៦០.៩៩៣	១.៦០៨.៨៩៨.៦៦៨	២៧.៥១៤.៩៣៤.២៣៥	២៥.១៧៧.៧៤៦.៩៣៥	២២០.០៩៧.៩៦២	១.៥៦៩.៩៥៧.៥៧២	២៦.៩៦៧.៨០២.៤៦៩
ធនាគារ								
ធម្មតា	៦.២១៣.៦២១.៧៧១	៧១.២៤៤	១.៧៨៣.១៩០	៦.២១៥.៤៧៦.២០៥	៦.០៤៧.១៥៥.៣៤៦	៤.១៨៧	-	៦.០៥១.១៥៩.៥៣៣
ឃ្លាំមើល	-	៥៩.៤៤១.៣៩០	-	៥៩.៤៤១.៣៩០	៧៩៩.២៨៦	៤៦.៧៧៤.២៨៤	-	៤៧.៥៧៧.៥៧០
ក្រោមស្តង់ដារ	-	-	៤១.៦០០.៩៥៩	៤១.៦០០.៩៥៩	-	-	១០០.៨៧០.២៦៧	១០០.៨៧០.២៦៧
សង្ស័យ	-	-	៨៦.២៥៦.៨៥៤	៨៦.២៥៦.៨៥៤	-	-	១៤២.៦៧៦.៤៧១	១៤២.៦៧៦.៤៧១
បាត់បង់	-	-	២៦៦.៣៣៦.៨២៤	២៦៦.៣៣៦.៨២៤	-	-	១៥៤.៣៥៤.៩៨៥	១៥៤.៣៥៤.៩៨៥
តម្លៃយោងដុលសរុប	៦.២១៣.៦២១.៧៧១	៥៩.៥១២.៦៣៤	៤៣៥.៩៧៧.៨៣៤	៦.៧០៩.១១២.២៤០	៦.០៤៧.៩៥៥.៦៣២	៤៦.៧៨០.៤៧១	៤០១.៩០៥.៧២៣	៦.៤៩៦.៦៤២.៨២៦
សំវិធានធនលើ ECL	(២៥.៤៧៩.៧៧៩)	(៧.៧៩២.៧៣០)	(៥២.០១៣.១៣១)	(៨៥.២៨៥.៦៤០)	(៧.៨២៤.៨៦១)	(៣.២២៤.៥៧៣)	(២៨.៥០២.១០៤)	(៣៥.៥៥៩.៥៣៨)
តម្លៃយោង	៦.១៨៨.១៤១.៩៩២	៥១.៧១៩.៩០៤	៣៨៣.៩៦៤.៧០៣	៦.៦៦៣.៨២៦.៦០០	៦.០៤០.១៣០.៧៧១	៤៣.៥៥៥.៨៩៨	៣៧៣.៤០៣.៦១៩	៦.៤៦១.០៨៣.២៨៨
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២៥.១៣០.០៤៤.៦៣០	២១០.០៣៤.៥៣០	១.៥៣១.៩៦៨.៦០៦	២៦.៨៧៦.៦៤៧.៧៦៦	២៤.០៨៤.៩១៦.៥៤២	១៧៧.៧៥៤.២៧៣	១.៥៤៥.៩០៧.៧៩២	២៦.៨៧៦.០២២.៤៣១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវិនិយោគហិរញ្ញវត្ថុតាមថ្លៃដើមបានរំលស់

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤				ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	ដំណាក់កាលទី១៖ ECL ១២ខែ ដុល្លារអាមេរិក	ដំណាក់កាលទី ២៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រមិន ECL មួយអាណត្តិ ដុល្លារអាមេរិក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីម៉ែត្រមិន ECL មួយអាណត្តិ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី១៖ ECL ១២ខែ ដុល្លារអាមេរិក	ដំណាក់កាលទី ២៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រមិន ECL មួយអាណត្តិ ដុល្លារអាមេរិក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីម៉ែត្រមិន ECL មួយអាណត្តិ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
មូលហេតុបំណុលសាជីវកម្មមិនបានចុះបញ្ជី(ខេមបូឌា អ៊ីរ៉ង់)	៣១.១៩៣.៤២៤	-	-	៣១.១៩៣.៤២៤	៣១.៦០៤.៧៩៤	-	-	៣១.៦០៤.៧៩៤
មូលហេតុរដ្ឋដែលបានចុះបញ្ជី (NBC)	៧០.៣៩៨.២៥២	-	-	៧០.៣៩៨.២៥២	៤១.៤៨៩.០៩០	-	-	៤១.៤៨៩.០៩០
មូលហេតុអាចជួញដូរបាន (NBC)	៤៣២.៩៨០.៨៧៧	-	-	៤៣២.៩៨០.៨៧៧	២៤៤.៨៩០.០៩០	-	-	២៤៤.៨៩០.០៩០
តម្លៃយោងដុលសរុប	៥៣៤.៥៧២.៥៥៣	-	-	៥៣៤.៥៧២.៥៥៣	៣១៧.៩៨៣.៩៧៤	-	-	៣១៧.៩៨៣.៩៧៤
សំវិធានធនលើ ECL	(២០៥.៩៣៤)	-	-	(២០៥.៩៣៤)	(៦២៩.២៦០)	-	-	(៦២៩.២៦០)
តម្លៃយោង	៥៣៤.៣៦៦.៦១៩	-	-	៥៣៤.៣៦៦.៦១៩	៣១៧.៣៥៤.៧១៤	-	-	៣១៧.៣៥៤.៧១៤
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២.១៧០.០៦២.៨២៣	-	-	២.១៧០.០៦២.៨២៣	១.៤៥៩.៧៩៤.០០៧	-	-	១.៤៥៩.៧៩៤.០០៧
ធនាគារ								
មូលហេតុបំណុលសាជីវកម្មមិនបានចុះបញ្ជី(ខេមបូឌា អ៊ីរ៉ង់)	៣១.១៩៣.៤២៤	-	-	៣១.១៩៣.៤២៤	៣១.៦០៤.៧៩៤	-	-	៣១.៦០៤.៧៩៤
មូលហេតុរដ្ឋដែលបានចុះបញ្ជី (NBC)	៧០.៣៩៨.២៥២	-	-	៧០.៣៩៨.២៥២	៤១.៤៨៩.០៩០	-	-	៤១.៤៨៩.០៩០
មូលហេតុអាចជួញដូរបាន (NBC)	៤៣២.៩៨០.៨៧៧	-	-	៤៣២.៩៨០.៨៧៧	២៤៤.៨៩០.០៩០	-	-	២៤៤.៨៩០.០៩០
តម្លៃយោងដុលសរុប	៥៣៤.៥៧២.៥៥៣	-	-	៥៣៤.៥៧២.៥៥៣	៣១៧.៩៨៣.៩៧៤	-	-	៣១៧.៩៨៣.៩៧៤
សំវិធានធនលើ ECL	(២០៥.៩៣៤)	-	-	(២០៥.៩៣៤)	(៦២៩.២៦០)	-	-	(៦២៩.២៦០)
តម្លៃយោង	៥៣៤.៣៦៦.៦១៩	-	-	៥៣៤.៣៦៦.៦១៩	៣១៧.៣៥៤.៧១៤	-	-	៣១៧.៣៥៤.៧១៤
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២.១៧០.០៦២.៨២៣	-	-	២.១៧០.០៦២.៨២៣	១.៤៥៩.៧៩៤.០០៧	-	-	១.៤៥៩.៧៩៤.០០៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើទំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ប្រាក់បញ្ញើនៅធនាគារផ្សេងៗសុទ្ធ

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤				ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣			
	ដំណាក់កាលទី១៖ ECL ១២ ខែ ដុល្លារអាមេរិក	ដំណាក់កាលទី ២៖ ឥណទានដែលមិន មានអ៊ីម៉ូតេមិន ECL មួយអាហ្សកាល ដុល្លារអាមេរិក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីម៉ូតេមិន ECL មួយអាហ្សកាល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី១៖ ECL ១២ ខែ ដុល្លារអាមេរិក	ដំណាក់កាលទី ២៖ ឥណទានដែលមិនមាន អ៊ីម៉ូតេមិន ECL មួយអាហ្សកាល ដុល្លារអាមេរិក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីម៉ូតេមិន ECL មួយអាហ្សកាល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
ការវិនិយោគមានចំណាត់ថ្នាក់	៥៥៧.៥៨៣.០៧៥	-	-	៥៥៧.៥៨៣.០៧៥	៨៩.៦៩៣.៤៨២	-	-	៨៩.៦៩៣.៤៨២
ការវិនិយោគមិនមានចំណាត់ថ្នាក់	១.២៥៤.១៧៩.៤១២	-	-	១.២៥៤.១៧៩.៤១២	១.៤១៨.០៩៩.០៦៥	-	-	១.៤១៨.០៩៩.០៦៥
មិនមានចំណាត់ថ្នាក់	១.៦៥៨.៨៥៦	-	-	១.៦៥៨.៨៥៦	១.៨៦៦.៨២៥	-	-	១.៨៦៦.៨២៥
តម្លៃយោងដុលសរុប	១.៨១៣.៤២១.៧៤៣	-	-	១.៨១៣.៤២១.៧៤៣	១.៥០៩.៦៥៩.៣៧២	-	-	១.៥០៩.៦៥៩.៣៧២
សំវិធានធនលើ ECL	(២២២.៥៤២)	-	-	(២២២.៥៤២)	(១១៦.១៩៤)	-	-	(១១៦.១៩៤)
តម្លៃយោង	១.៨១៣.១៩៩.២០១	-	-	១.៨១៣.១៩៩.២០១	១.៥០៩.៥៤៣.១៧៨	-	-	១.៥០៩.៥៤៣.១៧៨
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៧.៣៦៣.៤០១.៩៥៥	-	-	៧.៣៦៣.៤០១.៩៥៥	៦.១៦៦.៤៨៣.៨៨២	-	-	៦.១៦៦.៤៨៣.៨៨២
ធនាគារ								
ការវិនិយោគមានចំណាត់ថ្នាក់	៥៥៥.៨៥៦.៥៩០	-	-	៥៥៥.៨៥៦.៥៩០	៨៨.០៨៣.៦៨៤	-	-	៨៨.០៨៣.៦៨៤
ការវិនិយោគមិនមានចំណាត់ថ្នាក់	១.២២១.៧៣២.៥៦៩	-	-	១.២២១.៧៣២.៥៦៩	១.៣៩០.៧៩៤.៨៩១	-	-	១.៣៩០.៧៩៤.៨៩១
មិនមានចំណាត់ថ្នាក់	១៨.៤៩៤	-	-	១៨.៤៩៤	១៥.៨៧១	-	-	១៥.៨៧១
តម្លៃយោងដុលសរុប	១.៧៧៧.៦០៧.៦៥៣	-	-	១.៧៧៧.៦០៧.៦៥៣	១.៤៧៤.៨៩៤.៤៤៦	-	-	១.៤៧៤.៨៩៤.៤៤៦
សំវិធានធនលើ ECL	(១៣០.៣៩៩)	-	-	(១៣០.៣៩៩)	(១២.៤២៥)	-	-	(១២.៤២៥)
តម្លៃយោង	១.៧៧៧.៤៧៧.២៥៤	-	-	១.៧៧៧.៤៧៧.២៥៤	១.៤៧៤.៨៨២.០២១	-	-	១.៤៧៤.៨៨២.០២១
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៧.២១៨.៣៣៥.១២៤	-	-	៧.២១៨.៣៣៥.១២៤	៦.០៤១.២៣៣.០៥៦	-	-	៦.០៤១.២៣៣.០៥៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤				ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៣			
	ដំណាក់កាលទី១៖ ECL ១២ខែ ដុល្លារអាមេរិក	ដំណាក់កាលទី ២៖ ឥណទានដែលមិន មានអ៊ីម៉ែត្រមិន ECL មួយឆ្នាំយុកាល ដុល្លារអាមេរិក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីម៉ែត្រមិន ECL មួយឆ្នាំយុកាល ដុល្លារអាមេរិក	សរុប	ដំណាក់កាលទី១៖ ECL ១២ខែ ដុល្លារអាមេរិក	ដំណាក់កាលទី ២៖ ឥណទានដែលមិនមាន អ៊ីម៉ែត្រមិន ECL មួយឆ្នាំយុកាល ដុល្លារអាមេរិក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីម៉ែត្រមិន ECL មួយឆ្នាំយុកាល ដុល្លារអាមេរិក	សរុប
សម្ព័ន្ធធនាគារ								
ការវិនិយោគមានចំណាត់ថ្នាក់	៧៥៤.០០០	-	-	៧៥៤.០០០	៧៥៤.០០០	-	-	៧៥៤.០០០
ការវិនិយោគមិនមានចំណាត់ថ្នាក់	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	៩.៦៣៣.១៩២	-	-	៩.៦៣៣.១៩២	៧.៤០៩.៣៤៥	-	-	៧.៤០៩.៣៤៥
តម្លៃយោងដុលសរុប	១០.៣៩១.១៩២	-	-	១០.៣៩១.១៩២	៨.៥៦៧.៣៤៥	-	-	៨.៥៦៧.៣៤៥
សំវិធានធនលើ ECL	(១៤.៣៨២)	-	-	(១៤.៣៨២)	(១៦.៦៩៦)	-	-	(១៦.៦៩៦)
តម្លៃយោង	១០.៣៧៦.៨១០	-	-	១០.៣៧៦.៨១០	៨.៥៥០.៦៤៩	-	-	៨.៥៥០.៦៤៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៤២.១៤០.២២៥	-	-	៤២.១៤០.២២៥	៣៤.៩២៩.៤០១	-	-	៣៤.៩២៩.៤០១
ធនាគារ								
ការវិនិយោគមានចំណាត់ថ្នាក់	៧៥៤.០០០	-	-	៧៥៤.០០០	៧៥៤.០០០	-	-	៧៥៤.០០០
ការវិនិយោគមិនមានចំណាត់ថ្នាក់	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	៩.៧៦៦.៣០៩	-	-	៩.៧៦៦.៣០៩	៧.៤១៦.៣៧៧	-	-	៧.៤១៦.៣៧៧
តម្លៃយោងដុលសរុប	១០.៥២០.៣០៩	-	-	១០.៥២០.៣០៩	៨.១៧០.៣៧៧	-	-	៨.១៧០.៣៧៧
សំវិធានធនលើ ECL	(៣.២៧១)	-	-	(៣.២៧១)	(១៣.៧៨៦)	-	-	(១៣.៧៨៦)
តម្លៃយោង	១០.៥២១.០៣៨	-	-	១០.៥២១.០៣៨	៨.១៥៦.៥៩១	-	-	៨.១៥៦.៥៩១
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៤២.៧២៥.៩៣៥	-	-	៤២.៧២៥.៩៣៥	៣៣.៣៣៦.០១៤	-	-	៣៣.៣៣៦.០១៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ច) គុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការធ្វើចំណាត់ថ្នាក់ឥណទានសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

កិច្ចសន្យាធានាហិរញ្ញវត្ថុ

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤				ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
	ដំណាក់កាលទី ១៖ ECL ១២ ខែ ដុល្លារអាមេរិក	ដំណាក់កាលទី ២៖ ឥណទានដែលមិនមាន អ៊ីមតែមិន ECL មួយឆ្នាំកាល ដុល្លារអាមេរិក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីមតែមិន ECL មួយឆ្នាំកាល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី ១៖ ECL ១២ ខែ ដុល្លារអាមេរិក	ដំណាក់កាលទី ២៖ ឥណទានដែលមិនមាន អ៊ីមតែមិន ECL មួយឆ្នាំកាល ដុល្លារអាមេរិក	ដំណាក់កាលទី ៣៖ ឥណទានដែលមាន អ៊ីមតែមិន ECL មួយឆ្នាំកាល ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
ការវិនិយោគមានចំណាត់ថ្នាក់	-	-	-	-	-	-	-	-
ការវិនិយោគមិនមានចំណាត់ថ្នាក់	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	៧១.៣៩៤.០១៩	-	-	៧១.៣៩៤.០១៩	៦៧.០១៤.០០៥	-	-	៦៧.០១៤.០០៥
តម្លៃយោងដុលសរុប	៧១.៣៩៤.០១៩	-	-	៧១.៣៩៤.០១៩	៦៧.០១៤.០០៥	-	-	៦៧.០១៤.០០៥
សំវិធានធនលើ ECL	(៥៣.១៥៥)	-	-	(៥៣.១៥៥)	(១៤.៧៨២)	-	-	(១៤.៧៨២)
តម្លៃយោង	៧១.៣៤០.៨៦៤	-	-	៧១.៣៤០.៨៦៤	៦៦.៩៩៩.២២៣	-	-	៦៦.៩៩៩.២២៣
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២៨៩.៧១៥.២៤៩	-	-	២៨៩.៧១៥.២៤៩	២៧៣.៦៩១.៨២៦	-	-	២៧៣.៦៩១.៨២៦
ធនាគារ								
ការវិនិយោគមានចំណាត់ថ្នាក់	-	-	-	-	-	-	-	-
ការវិនិយោគមិនមានចំណាត់ថ្នាក់	-	-	-	-	-	-	-	-
មិនមានចំណាត់ថ្នាក់	៨៤.១៩៥.២៧១	-	-	៨៤.១៩៥.២៧១	៧៩.៨៤០.៩២៣	-	-	៧៩.៨៤០.៩២៣
តម្លៃយោងដុលសរុប	៨៤.១៩៥.២៧១	-	-	៨៤.១៩៥.២៧១	៧៩.៨៤០.៩២៣	-	-	៧៩.៨៤០.៩២៣
សំវិធានធនលើ ECL	(៩៤.៧៤២)	-	-	(៩៤.៧៤២)	(៦២.៣០៧)	-	-	(៦២.៣០៧)
តម្លៃយោង	៨៤.១០០.៥២៩	-	-	៨៤.១០០.៥២៩	៧៩.៧៧៨.៦១៦	-	-	៧៩.៧៧៨.៦១៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣៤១.៥៣២.២៤៨	-	-	៣៤១.៥៣២.២៤៨	៣២៦.០៥៩.០៤៦	-	-	៣២៦.០៥៩.០៤៦

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL

ការកើនឡើងហានិភ័យឥណទានជាសាធុរ្ត

សម្ព័ន្ធធនាគារ និងធនាគារពិចារណាថា ការកើនឡើងជាសាធុរ្តនៃហានិភ័យឥណទាន កើតឡើងមិនលើសពីពេលដែលឥណទានបានខកខានសង ចាប់ពី៣០ថ្ងៃ ឬច្រើនជាងសម្រាប់ហ្វូស៊ីលីធីរយៈពេលវែង ឬចាប់ពី១៥ថ្ងៃ ឬច្រើនជាង សម្រាប់ហ្វូស៊ីលីធីរយៈពេលខ្លី។ ថ្ងៃដែលហួសកំណត់សងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃចាប់តាំងពីថ្ងៃផុតកំណត់ដំបូងដែលទាក់ទងនឹងការទូទាត់ប្រាក់ពេញលេញមិនត្រូវបានទទួល។ កាលបរិច្ឆេទកំណត់ ត្រូវបានកំណត់សងដោយមិនគិតពីរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អ្នកខ្ចី។

សម្ព័ន្ធធនាគារ និងធនាគារ ប្រើប្រាស់ព័ត៌មានឥណទានដែលហួសការកំណត់សង (“DPD”) ការវាយតម្លៃគុណភាពដោយអនុលោមតាមចំណាត់ថ្នាក់របស់ធនាគារកណ្តាល ការដាក់ពិន្ទុ និងការចាត់ថ្នាក់ឥណទាន ទៅតាមប្រភពដើមនៃលក្ខខណ្ឌវិនិច្ឆ័យតាមដំណាក់កាល។

ប្រសិនបើមានភស្តុតាងបង្ហាញថា មិនមានការកើនឡើងជាសាធុរ្តនៃហានិភ័យឥណទាន ទាក់ទងនឹងការទទួលស្គាល់ដំបូងទេនោះ ការធ្វើសំវិធានធន លើការខាតបង់លើឧបករណ៍ហិរញ្ញវត្ថុមួយនឹងត្រូវរស់វែងជា ECL រយៈពេល១២ខែ។ សូចនាករមួយចំនួននៃការកើនឡើងនៃហានិភ័យឥណទានដូចជាការខកខានសង អាចជាការចង្អុលបង្ហាញពីការ កើនឡើងហានិភ័យនៃការខកខានសងដែលនៅតែបន្តកើតមានជាបន្តបន្ទាប់។ ក្នុងករណីទាំងនេះ សម្ព័ន្ធធនាគារ និងធនាគារ កំណត់រយៈពេលសាកល្បងក្នុងអំឡុងពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានទាមទារដើម្បីបង្ហាញអាកប្បកិរិយាអ្នកខ្ចីដើម្បីផ្តល់ភស្តុតាងថា ហានិភ័យឥណទានរបស់ខ្លួនបានធ្លាក់ចុះ។ នៅពេលលក្ខខណ្ឌប្រាក់កម្ចីដែលមានចែងក្នុងកិច្ចសន្យា ត្រូវបានកែប្រែ ភស្តុតាងដែលបញ្ជាក់ពីលក្ខណវិនិច្ឆ័យសម្រាប់ការទទួលស្គាល់ ECL មួយអាជ្ញកាល លែងត្រូវបានរាប់បញ្ចូលនូវប្រតិទិននៃការសងប្រាក់ធៀបនឹងលក្ខខណ្ឌកិច្ចសន្យាដែលបានកែប្រែនោះទេ។

សម្ព័ន្ធធនាគារ និងធនាគារត្រួតពិនិត្យប្រសិទ្ធភាពនៃលក្ខណវិនិច្ឆ័យ ដែលត្រូវបានប្រើដើម្បីកំណត់ពីការកើនឡើងជាសាធុរ្តនៃហានិភ័យឥណទានដោយធ្វើការត្រួតពិនិត្យជាប្រចាំដើម្បីបញ្ជាក់ថា៖

- លក្ខណវិនិច្ឆ័យ អាចកំណត់ពីការកើនឡើងជាសាធុរ្តនៃហានិភ័យឥណទាន មុនឥណទាននេះមានការខកខានសង។
- លក្ខណវិនិច្ឆ័យ ដែលមិនស្របនឹងការកំណត់ ពេលដែលឥណទានបានហួសកាលកំណត់សង ។
- ការប្រឈមហានិភ័យ មិនត្រូវបានផ្ទេរដោយផ្ទាល់ពី ECL រយៈពេល ១២ខែទៅជាហ្វូស៊ីលីធីអ៊ីម៉ែរមិន និង
- មិនមានការប្រែប្រួលជាសាធុរ្ត ចំពោះសំវិធានធនលើការខាតបង់ពីការផ្ទេររវាង PD រយៈពេល ១២ខែ (ដំណាក់កាលទី១) និង PD មួយអាជ្ញកាល (ដំណាក់កាលទី២)។

និយមន័យ ការខកខានទូទាត់សង

សម្ព័ន្ធធនាគារ និងធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានទូទាត់សង ស្របតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីម៉ែរមិន ដូចដែលមានចែងក្នុងមាត្រា ១៧ និងមាត្រា ១៩ នៅពេលដែល៖

១) និយមន័យការខកខានទូទាត់សង/ ហ្វូស៊ីលីធី មិនដំណើរការ ចំពោះហ្វូស៊ីលីធីរយៈពេលខ្លី និងរយៈពេលវែងដែលកាលកំណត់ដំបូងលើសពីមួយឆ្នាំ ដូចខាងក្រោម៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

និយមន័យ ការខកខានទូទាត់សង (ត)

ធនាគារអេស៊ីលីដា ភីអិលស៊ី

ដំណាក់កាល	កម្រិតហានិភ័យ/ ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	ចំណាត់ថ្នាក់	សូចនាករ ការខកខានទូទាត់សង
៣	៨ ៩ ១០	LT*: ៩០ ដល់ក្រោម ១៨០ថ្ងៃ	ក្រោមស្តង់ដារ	ខកខាន/មិនដំណើរការ
		ST*: ៣១ថ្ងៃ ដល់ ៦០ថ្ងៃ		
		LT*: ១៨០ ដល់ក្រោម ៣៦០ថ្ងៃ	សង្ស័យ	
		ST*: ៦១ថ្ងៃ ដល់ ៩០ថ្ងៃ		
		LT*: ចាប់ពី ៣៦០ថ្ងៃ	បាត់បង់	
		ST*: ចាប់ពី ៩១ថ្ងៃ		

*LT ហួសស៊ីលីវិធីរយៈពេលវែង **ST ហួសស៊ីលីវិធីរយៈពេលខ្លី។

ធនាគារអេស៊ីលីដា ឡាវ លីមីតធីត

ដំណាក់កាល	ចំនួនថ្ងៃហួសកាលកំណត់	ចំណាត់ថ្នាក់	សូចនាករ ការខកខានទូទាត់សង
៣	៩០ ដល់ក្រោម ១៨០ថ្ងៃ	ក្រោមស្តង់ដារ	ខកខាន/មិនដំណើរការ
	១៨០ ដល់ក្រោម ៣៦០ថ្ងៃ	សង្ស័យ	
	ចាប់ពី ៣៦០ថ្ងៃ	បាត់បង់	

ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា

ដំណាក់កាល	ចំនួនថ្ងៃហួសកាលកំណត់	ចំណាត់ថ្នាក់	សូចនាករ ការខកខានទូទាត់សង
៣	៣០ ដល់ ៦០ថ្ងៃ	ឃ្លាំមើល	ខកខាន/មិនដំណើរការ
	៦១ ដល់ ៩០ថ្ងៃ	សង្ស័យ	
	ចាប់ពី ៩១ថ្ងៃ	បាត់បង់	

២) បន្ថែមលើការធ្វើចំណាត់ថ្នាក់ឥណទានដោយយោងទៅតាមព័ត៌មាននៃការខកខានទូទាត់សង សម្ព័ន្ធធនាគារ និងធនាគារក៏អនុវត្តការចាត់ចំណាត់ថ្នាក់ដោយដៃ នៅពេលដែលមានសញ្ញាណខូចខាតនៃឥណទាន។ សម្ព័ន្ធធនាគារ និងធនាគារអាចចាត់ថ្នាក់ ឥណទានទៅជា ក្រោមស្តង់ដារ សង្ស័យ ឬ បាត់បង់ ទោះបីថ្ងៃហួសកាលកំណត់សង (DPD) មិនចូលនៅក្នុងខណ្ឌការខកខានទូទាត់សង។

ការដាក់បញ្ចូលគ្នានៃឧបករណ៍សម្រាប់ការខាតបង់ដែលបានរស់រវើកលើមូលដ្ឋាន Collective ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

និយមន័យ ការខកខានទូទាត់សង (ត)

សម្រាប់ការខាតបង់ឥណទានរំពឹងទុកដោយបានយកគំរូតាមមូលដ្ឋាន Collective ការដាក់បញ្ចូលនៃការប្រឈមហានិភ័យ ត្រូវបានអនុវត្តដោយផ្អែកលើលក្ខណៈហានិភ័យរួម ដូចនេះការប្រឈមហានិភ័យក្នុងការដាក់បញ្ចូលគ្នាគឺមានលក្ខណៈដូចគ្នា។

រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ធនាគារបានដាក់បញ្ចូលការខាតបង់ឥណទានដែលបានវាស់វែងទៅលើគំរូ ការគណនា ECL ដោយផ្អែក លើផលិតផល។ សម្រាប់ការិយបរិច្ឆេទបានបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ ធនាគារ បានវាយតម្លៃថា ការដាក់បញ្ចូលការខាតបង់ឥណទានដែលបានវាស់វែងលើគំរូការគណនា ECL ដោយផ្អែកលើការផ្តល់ យោបល់ពីសវនកម្មខាងក្រៅលើឧស្សាហកម្ម ជៀសជៀងការឆ្លុះបញ្ចាំងលក្ខណៈហានិភ័យរួមពីការអង្កេតថ្មីៗរបស់ខ្លួននិងការ វិវត្តនៃស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ ដូចគ្នានេះដែរ ព័ត៌មានលើការប្រមើលឃើញអនាគតត្រូវបានធ្វើបច្ចុប្បន្នភាពដោយផ្អែកលើការ ផ្លាស់ប្តូរទៅការដាក់បញ្ចូលគ្នាតាមផ្នែកឧស្សាហកម្ម។

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត ដោយវាយតម្លៃថាតើហានិភ័យ ឥណទាន នៃឧបករណ៍ហិរញ្ញវត្ថុ មានការកើនឡើងជាសារវន្តដែរឬទេ ចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែង ECL។

សម្ព័ន្ធធនាគារ និងធនាគារបង្កើតសេណារីយ៉ូសេដ្ឋកិច្ចចំនួនបី ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងស្ថានភាព អាជីវកម្ម ដោយចាប់ផ្តើមពី មូលដ្ឋាន កើនឡើង និងថយចុះ។ យោងតាមសេចក្តីសម្រេចរបស់អ្នកគ្រប់គ្រងជាន់ខ្ពស់ សម្ព័ន្ធ ធនាគារ និងធនាគារនៅក្នុងខែធ្នូ ឆ្នាំ២០២៣ ប្រូបាប៊ីលីតេដែលបានថ្លឹង លើសេណារីយ៉ូនីមួយៗត្រូវបានកំណត់ដោយផ្អែកលើ កត្តាជំរុញជាក់លាក់នៃហានិភ័យឥណទានលើវិស័យសេដ្ឋកិច្ចដូចខាងក្រោម៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត(ត)

លរ	អាជីវកម្ម/អនុវិស័យ	លទ្ធផលផ្ទៀងតាមប្រូបាប៊ីលីតេ		
		មូលដ្ឋាន	កើនឡើង	ថយចុះ
កសិកម្ម				
១	កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ	៦០%	២០%	២០%
ឧស្សាហកម្ម				
២	រ៉ែ និង ការយករ៉ែ	៦០%	២០%	២០%
៣	ផលិតកម្ម	៦០%	២០%	២០%
៤	សំណង់	៥៥%	២០%	២៥%
សេវាកម្ម				
៥	ការប្រើប្រាស់	៦០%	២០%	២០%
៦	ពាណិជ្ជកម្ម លក់ដុំ	៦០%	២០%	២០%
៧	ពាណិជ្ជកម្ម លក់រាយ	៦០%	២០%	២០%
៨	ការស្នាក់នៅ និង ការផ្គត់ផ្គង់ចំណីអាហារ	៥៥%	២០%	២៥%
៩	សិល្បៈ ការកម្សាន្ត និងការផ្ទៃប្រឌិត	៦០%	២០%	២០%
១០	សកម្មភាពហិរញ្ញវត្ថុ និង ធានារ៉ាប់រង	៦០%	២០%	២០%
១១	ការដឹកជញ្ជូន និង ការផ្គុំទំនិញ	៦០%	២០%	២០%
១២	ព័ត៌មាន និង ការទំនាក់ទំនង	៦០%	២០%	២០%
១៣	សកម្មភាពជួល និងភតិសន្យា មិនរាប់បញ្ចូលការជួលនិង ភតិសន្យា អចលនទ្រព្យ	៥៥%	២០%	២៥%
១៤	សកម្មភាពអចលនទ្រព្យ	៥៥%	២០%	២៥%
១៥	ការអប់រំ	៦០%	២០%	២០%
១៦	សកម្មភាព សង្គមកិច្ច និង សុខភាពមនុស្ស	៦០%	២០%	២០%
១៧	សកម្មភាពនៃគ្រួសារដែលជានិយោជក; សកម្មភាព ការផលិត ទំនិញ និង សេវាកម្ម ដែលមិនមានការបញ្ជាក់ នៃគ្រួសារសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន	៦០%	២០%	២០%
១៨	កម្ចីផ្សេងៗ	៦០%	២០%	២០%

សម្រាប់អនុវិស័យដែលត្រូវបានកំណត់ថាមានប្រូបាប៊ីលីតេ ៦០% សម្រាប់បន្ទាត់មូលដ្ឋាន ២០% សម្រាប់ការកើនឡើង និង ២០% សម្រាប់ការថយចុះ ដោយសារការរំពឹងទុកនៃអនុវិស័យទាំងនេះបន្តត្រឡប់ទៅកម្រិតកំណើនមុនការរាតត្បាតជំងឺ និងការអនុវត្តការគ្រប់គ្រងឥណទានប្រកបដោយប្រសិទ្ធភាពរបស់ធនាគារ។

សម្រាប់អនុវិស័យដែលត្រូវបានកំណត់ថាមានប្រូបាប៊ីលីតេ ៥៥% សម្រាប់បន្ទាត់មូលដ្ឋាន ២០% សម្រាប់ការកើនឡើង និង ២៥% សម្រាប់ការថយចុះ ដោយផ្អែកលើការរំពឹងទុកថាអនុវិស័យទាំងនេះនឹងបន្តកើនឡើង ទោះបីជាក្នុងល្បឿនយឺតជាងក៏ដោយ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត(ត)

វិធីសាស្ត្រជាយុទ្ធសាស្ត្រនេះអនុញ្ញាតឱ្យសម្ព័ន្ធធនាគារ និងធនាគារ ធ្វើការវាយតម្លៃ និងគ្រប់គ្រងហានិភ័យឥណទាន នៅទូទាំងវិស័យផ្សេងៗ នៅក្នុងសេណារីយ៉ូសេដ្ឋកិច្ចផ្សេងៗគ្នា ដែលបន្តគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្តដែលបានជូនដំណឹង និង ការអនុវត្តការគ្រប់គ្រងហានិភ័យ។

ការពិចារណាព័ត៌មានខាងក្រៅ រួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាលធនាគារជាតិ នៃបណ្តាប្រទេសដែលសម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការ ស្ថាប័នអន្តរជាតិឈានមុខដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងអ្នក ព្យាករណ៍សេដ្ឋកិច្ច ដែលជ្រើសរើសមកពីបណ្តាក្រុមហ៊ុនឯកជន ឬគ្រឹះស្ថានសិក្សា។

សម្ព័ន្ធធនាគារ និងធនាគារបានកំណត់និងចងក្រងឯកសារសំខាន់ៗនៃហានិភ័យឥណទាន និងការខាតបង់ឥណទាន សម្រាប់ឧបករណ៍ហិរញ្ញវត្ថុនីមួយៗ ស្របតាមប្រទេសនីមួយៗ ដោយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ ដោយប៉ាន់ស្មានទំនាក់ទំនង រវាងអថេរម៉ាក្រូសេដ្ឋកិច្ច (“MEVs”) ហានិភ័យឥណទាន និងការបាត់បង់ឥណទាន។ អថេរម៉ាក្រូសេដ្ឋកិច្ច (“MEVs”) របស់ ប្រទេសកម្ពុជា គឺជាកត្តាជំរុញដ៏សំខាន់នៃ ECL របស់សម្ព័ន្ធធនាគារ។ ECL របស់ធនាគារ ត្រូវបានគ្របដណ្តប់ជាង ៨០% នៃ ECL របស់សម្ព័ន្ធធនាគារ។

សេណារីយ៉ូសេដ្ឋកិច្ចនៃសំពៀតឥណទានរបស់ ធនាគារ ដែលបានប្រើរួមមានសូចនាករសំខាន់ៗដូចខាងក្រោមសម្រាប់ ប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨៖

ហានិភ័យ	២០២៤	២០២៥	២០២៦	២០២៧	២០២៨
១ - កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ					
- ទំនិញ និង សេវាកម្មឥណទាន /ផលិតផលក្នុងស្រុកសរុប					
មូលដ្ឋាន	២,៥៨%	២,៩០%	២,៨៧%	០,៥២%	០,៥២%
កើនឡើង	-១០,១១%	-៩,៧៩%	-៩,៨២%	-១២,១៧%	-១២,១៧%
ថយចុះ	១៥,២៦%	១៥,៥៩%	១៥,៥៦%	១៣,២១%	១៣,២១%
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)					
មូលដ្ឋាន	-៣,៥០%	-២,២៤%	-១,៦៤%	-១៦,៦៨%	-១៦,៦៨%
កើនឡើង	២១,៣៥%	២២,៦០%	២៣,២០%	៤១,៥៣%	៤១,៥៣%
ថយចុះ	-២៤,៣៤%	-២៧,០៩%	-២៦,៤៩%	-៤,១៦%	-៤,១៦%
២ - ផលិតកម្ម					
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)					
មូលដ្ឋាន	-៤,៩៧%	-៥,៩៥%	-៦,២៣%	១៧,៦២%	១៧,៦២%
កើនឡើង	១៤,៨២%	១៧,៤៥%	១៧,៥៦%	៤១,៤២%	៤១,៤២%
ថយចុះ	-២៤,៧៧%	-២៩,៧៤%	-៣០,០៣%	-៦,១៧%	-៦,១៧%
- ផលិតផលក្នុងស្រុកសរុប (ជាពាន់លានរៀល)					
មូលដ្ឋាន	៥,៤៩%	៥,៥៦%	៦,២១%	៦,៩៩%	៦,៩៩%
កើនឡើង	១៧,៧២%	១៧,៧៩%	១៨,៤៤%	១៩,២៣%	១៩,២៣%
ថយចុះ	-៦,៧៤%	-៦,៦៧%	-៦,០២%	-៥,២៤%	-៥,២៤%

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត (ត)

ហានិភ័យ	២០២៤	២០២៥	២០២៦	២០២៧	២០២៨
៣ - ការប្រើប្រាស់					
- អត្រាខ្សែកោងទិន្នផលរតនាគារជាប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ					
មូលដ្ឋាន	៥,០៨	៥,០៥	៥,០៣	១,៤២	១,៤២
កើនឡើង	២,៧៩	២,៧៦	២,៧៤	(០,៨៧)	(០,៨៧)
ថយចុះ	៧,៣៧	៧,៣៤	៧,៣២	៣,៧១	៣,៧១
៤- ពាណិជ្ជកម្ម លក់រាយ					
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)					
មូលដ្ឋាន	-៤,៩៧%	-៥,៩៥%	-៦,២៣%	១៧,៦២%	១៧,៦២%
កើនឡើង	១៨,៨២%	១៧,៨៥%	១៧,៥៦%	៤១,៤២%	៤១,៤២%
ថយចុះ	-២៨,៧៧%	-២៩,៧៤%	-៣០,០៣%	-៦,១៧%	-៦,១៧%
- ផលិតផលក្នុងស្រុកសរុបប្រទេសកម្ពុជាមានតម្លៃ ២០០០ថេរ (ជាពាន់លានរៀល)					
មូលដ្ឋាន	៣,០៥%	៣,០១%	៣,៤៥%	៤,៤៥%	៤,៤៥%
កើនឡើង	១២,០២%	១១,៩៨%	១២,៤២%	១៣,៤២%	១៣,៤២%
ថយចុះ	-៥,៩២%	-៥,៩៥%	-៥,៥២%	-៤,៥២%	-៤,៥២%
- ទំនិញ និង សេវាកម្មឥណទាន /ផលិតផលក្នុងស្រុកសរុប					
មូលដ្ឋាន	៦៥,៩៣%	៦៥,៨២%	៦៥,៧៨%	៧៤,៣៥%	៧៤,៣៥%
កើនឡើង	៥០,៣៧%	៥០,២៦%	៥០,២២%	៥៨,៧៩%	៥៨,៧៩%
ថយចុះ	៨១,៥០%	៨១,៣៨%	៨១,៣៤%	៨៩,៩១%	៨៩,៩១%
- ដុល្លាររៀល					
មូលដ្ឋាន	-០,៤៤%	-០,៤៦%	-០,៤៥%	០,១៧%	០,១៧%
កើនឡើង	-១,៧៨%	-១,៨១%	-១,៧៩%	-១,១៨%	-១,១៨%
ថយចុះ	០,៩១%	០,៨៨%	០,៩០%	១,៥១%	១,៥១%
- ឥណទានក្នុងស្រុកចំពោះវិស័យឯកជន (%នៃGDP)					
មូលដ្ឋាន	១៧០,៥៨%	១៧២,៨៨%	១៧៣,០១%	១២២,១៣%	១២២,១៣%
កើនឡើង	១០៦,៨៥%	១០៩,១៥%	១០៩,២៨%	៥៨,៤០%	៥៨,៤០%
ថយចុះ	២៣៤,៣១%	២៣៦,៦១%	២៣៦,៧៤%	១៨៥,៨៦%	១៨៥,៨៦%

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត (ត)

ហានិភ័យ	២០២៤	២០២៥	២០២៦	២០២៧	២០២៨
៥- សកម្មភាពអចលនទ្រព្យ					
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)					
មូលដ្ឋាន	៥,៤៨%	៧,៧០%	៨,៦១%	១៥,៤២%	១៥,៤២%
កើនឡើង	៣២,៣៨%	៣៤,២០%	៣៥,១១%	៤១,៩២%	៤១,៩២%
ថយចុះ	-២០,៦២%	-១៤,៨០%	-១៧,៨៩%	-១១,០៨%	-១១,០៨%
- ដុល្លាររៀល					
មូលដ្ឋាន	(០,០០៤៤)	(០,០០៤៦)	(០,០០៤៥)	០,០០១៧	០,០០១៧
កើនឡើង	(០,០១៧៨)	(០,០១៨១)	(០,០១៧៩)	(០,០១១៤)	(០,០១១៤)
ថយចុះ	០,០០៩១	០,០០៨៨	០,០០៩០	០,០១៥១	០,០១៥១
- ទំនិញ និង សេវាកម្ម ឥណទាន /ផលិតផលក្នុងស្រុកសរុប					
មូលដ្ឋាន	០,០២៥៨	០,០២៩០	០,០២៨៧	០,០០៥២	០,០០៥២
កើនឡើង	(០,១០១១)	(០,០៩៧៩)	(០,០៩៨២)	(០,១២១៧)	(០,១២១៧)
ថយចុះ	០,១៥២៦	០,១៥៥៩	០,១៥៥៦	០,១៣២១	០,១៣២១
៦- កម្ចីផ្សេងៗ					
- ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជាមានតម្លៃ ២០០០ថេរ (ជាពាន់លានរៀល)					
មូលដ្ឋាន	០,០៣០៥	០,០៣០១	០,០៣៤៥	០,០៤៤៥	០,០៤៤៥
កើនឡើង	០,១២០២	០,១១៩៨	០,១២៤២	០,១៣៤២	០,១៣៤២
ថយចុះ	(០,០៩៩២)	(០,០៩៩៥)	(០,០៩៥២)	(០,០៤៥២)	(០,០៤៥២)
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)					
មូលដ្ឋាន	(០,០៤៩៧)	(០,០៥៩៥)	(០,០៦២៣)	០,១៧៦២	០,១៧៦២
កើនឡើង	០,១៨៨២	០,១៧៨៥	០,១៧៥៦	០,៤១៤២	០,៤១៤២
ថយចុះ	(០,២៨៧៧)	(០,២៩៧៤)	(០,៣០០៣)	(០,០៦១៧)	(០,០៦១៧)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលឃើញអនាគត (ត)

ទំនាក់ទំនងដែលបានព្យាករណ៍រវាងសូចនាករសំខាន់ៗ និងអត្រាការខាតបង់ និងការខាតបង់លើហ្វូស៊ីលីធីផ្សេងៗនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយផ្អែកលើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ ដែលអាចរកបានក្នុងរយៈពេល ៧ឆ្នាំកន្លងមក។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ

លក្ខខណ្ឌកិច្ចសន្យានៃឥណទានអាចត្រូវបានកែប្រែដោយហេតុផលមួយចំនួនរួមមាន ការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ ការរក្សាអតិថិជន និងកត្តាផ្សេងទៀតដែលមិនទាក់ទងនឹងការខូចខាតឥណទានរបស់អតិថិជននាពេលបច្ចុប្បន្នភាព និងសក្តានុពល។ ឥណទានដែលមានស្រាប់ដែលលក្ខខណ្ឌត្រូវបានកែប្រែអាចត្រូវបានមិនទទួលស្គាល់ និងឥណទានដែលបានចាត់ទុកឡើងវិញ ត្រូវបានទទួលស្គាល់ថាជាឥណទានថ្មី ក្នុងតម្លៃសមស្របដោយអនុលោមតាមគោលការណ៍គណនេយ្យ ដែលមានចែងក្នុងកំណត់សម្គាល់លេខ ២(ង)(iv)។

នៅពេលដែលលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ ហើយការកែប្រែមិនបណ្តាលឱ្យមានការមិនទទួលស្គាល់ (Derecognition)។ ការកំណត់ ថាតើហានិភ័យឥណទានរបស់ទ្រព្យសកម្មបានកើនឡើងគួរឱ្យកត់សម្គាល់ដែលឆ្លុះបញ្ចាំងពីការប្រៀបធៀបនៃ៖

- ការខកខានសងមួយអាយុកាល (Lifetime PD) នៅកាលបរិច្ឆេទនៃការរាយការណ៍ ដោយផ្អែកលើលក្ខខណ្ឌដែលបានកែប្រែ និង
- ការខកខានមួយអាយុកាល (Lifetime PD) ដែលនៅសល់ដែលបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យស្តីពីការទទួលស្គាល់ដំបូងនិងលក្ខខណ្ឌកិច្ចសន្យាដើម។

នៅពេលដែលការកែប្រែបានធ្វើឱ្យមានការមិនទទួលស្គាល់ ឥណទានថ្មីមួយត្រូវបានទទួលស្គាល់ និងបែងចែកសម្រាប់ដំណាក់កាលទី១ (សន្មតថាវាមិនមានឥណទានដែលមានអ៊ីមកែរមិននៅពេលនោះទេ)។

លក្ខខណ្ឌដែលត្រូវបានកែលម្អជាទូទៅរួមបញ្ចូលការពន្យារឥណទានប្រតិទិន ការផ្លាស់ប្តូរពេលវេលានៃការទូទាត់សងការប្រាក់ និងការកែប្រែលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឥណទាន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ (ត)

សំវិធានធនលើការខាតបង់

ក្នុងការិយបរិច្ឆេទ សំវិធានធនលើ /(ការកត់ត្រាត្រឡប់) ការខាតបង់អ៊ីម៉ែត្រមិន ដែលត្រូវបានទទួលស្គាល់លើរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេលមានដូចខាងក្រោម៖

ប្រភេទ	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	១០៨.៥៩៣	(២២៨.៩០៨)	៤៤៣.០៥៩	(៩៤០.១២៥)	១១៨.០៣៩	(១៩៨.៥៤៥)	៤៨១.៦០០	(៨១៥.៤២៤)
ឥណទាន និងបុរេប្រទាន	៨១.១១៩.០៤៦	៣០.៣០១.១៤៨	៣៣០.៩៦៥.៧០៨	១២៤.៤៤៦.៨១៥	៧៩.៣៦១.៥០៤	២៧.០៧៦.៨៦១	៣២៣.៧៩៤.៩៣៦	១១១.២០៤.៦៦៨
ការវិនិយោគលើមូលបត្របំណុល	(៤២៣.៣២២)	១៣.០៥៤	(១.៧២៧.១៥៤)	៥៣.៦១៣	(៤២៣.៣២២)	១៣.០៥៤	(១.៧២៧.១៥៤)	៥៣.៦១៣
ទ្រព្យសកម្មផ្សេងៗ	(២.២៧៩)	(៣៨.៦២៥)	(៩.២៩៨)	(១៥៨.៦៣៣)	(១០.៤៩៦)	(២៧.០៧៦)	(៤២.៨២៤)	(១១១.២០១)
	៨០.៨០២.០៣៨	៣០.០៤៦.៦៦៩	៣២៩.៦៧២.៣១៥	១២៣.៤០១.៦៧០	៧៩.០៤៥.៧២៥	២៦.៨៦៤.២៩៤	៣២២.៥០៦.៥៥៨	១១០.៣៣១.៦៥៦
កិច្ចសន្យាធានាហិរញ្ញវត្ថុ	៣៨.២៧៤	១.៦៨០	១៥៦.១៥៨	៦.៩០០	៣២.៣៣១	(១២.០៦១)	១៣១.៩១០	(៤៩.៥៣៥)
សរុប	៨០.៨៤០.៣១២	៣០.០៤៨.៣៤៩	៣២៩.៨២៨.៤៧៣	១២៣.៤០៨.៥៧០	៧៩.០៧៨.០៥៦	២៦.៨៥២.២៣៣	៣២២.៦៣៨.៤៦៨	១១០.២៨២.១២១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ(ត)

ប្រភេទ	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៣០.៤៤៦	(៥២០.២៩៩)	១២៤.៤៦៣	(២.១៤៩.៨៧៥)	៧៨.៨៦៤	(៤៤៥.៥១៣)	៣២២.៣៩៥	(១.៨៤០.៨៦០)
ឥណទាន និងបុរេប្រទាន	៣៨.៥៤៥.៤១៩	៧.២១៩.៥០០	១៥៧.៥៧៣.៦៧៣	២៩.៨៣០.៩៧៣	៣៧.៩០៣.៩៨៩	៧.០១២.៤៧៥	១៥៤.៩៥១.៥០៧	២៨.៩៧៥.៥៤៧
ការវិនិយោគលើមូលបត្របំណុល	(១៥០.៦៥៤)	-	(៦១៥.៨៧៤)	-	(១៥០.៦៥៤)	-	(៦១៥.៨៧៤)	-
ទ្រព្យសកម្មផ្សេងៗ	៨.៧០៧	(២.៦៧០)	៣៥.៥៩៤	(១១.០៣២)	១.២៨៥	(១.០៥០)	៥.២៥៣	(៤.៣៣៩)
	៣៨.៤៣៣.៩១៨	៦.៦៩៦.៥៣១	១៥៧.១១៧.៨៥៦	២៧.៦៧០.០៦៦	៣៧.៨៣៣.៤៨៤	៦.៥៦៥.៩១២	១៥៤.៦៦៣.២៨១	២៧.១៣០.៣៤៨
កិច្ចសន្យាធានាហិរញ្ញវត្ថុ	១៣.៣៥៥	៤៩១	៥៤.៥៩៥	២.០២៩	៨.៤៦៣	(២.៧៥០)	៣៤.៥៩៧	(១១.៣៦៣)
សរុប	៣៨.៤៤៧.២៧៣	៦.៦៩៧.០២២	១៥៧.១៧២.៤៥១	២៧.៦៧២.០៩៥	៣៧.៨៤១.៩៤៧	៦.៥៦៣.១៦២	១៥៤.៦៩៧.៨៧៨	២៧.១១៨.៩៨៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីសមតុល្យនៃសំវិធានធនលើការខាតបង់តាមថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ៖

ឥណទាននិងបុរេប្រទានតាមថ្លៃដើមបានរំលស់	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤				ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់			
	ដំណាក់កាលទី ១	ដំណាក់កាលទី ២	ដំណាក់កាលទី ៣	សរុប	ដំណាក់កាលទី ១	ដំណាក់កាលទី ២	ដំណាក់កាលទី ៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៨.៩៦៦.៦៤៩	៥.៣២២.៣៣៣	៤១.៣៥៧.៧៩៦	៥៥.៦៤៦.៧៧៨	២០.៤៧២.៧៦៦	៣.៩៨០.៧១១	១៧.៧៨៩.១៨៥	៤២.២៤២.៦៦២
ផ្ទេរទៅ /(កាត់ចេញពី)៖								
ដំណាក់កាលទី ១	(៣៨៨.៧៦០)	៧០.៤២០	៣១៨.៣៤០	-	(១១.៩៨២.៣០៦)	៧៧៥.៥៣៨	១១.២០៦.៧៦៨	-
ដំណាក់កាលទី ២	១.៦១៤.៦៥៤	(៣.៣៥៦.៨១៦)	១.៧៤២.១៦២	-	១.១៨៧.១១៨	(២.៩០៧.១៨៤)	១.៧២០.០៧០	-
ដំណាក់កាលទី ៣	១៥៩.០៨៦	៥៤២.០៥៤	(៧០១.១៤០)	-	១០៧.៩២៧	១០៧.២៨៥	(២១៥.២១២)	-
ការផ្លាស់ប្តូរឡើងវិញសុទ្ធនៃសំវិធានធនខាតបង់	៦.២៣៦.៨៣៦	២.៤៩៩.៨៩៥	៥៣.៨៧៥.០៧៧	៦២.៦១១.៨០៨	(១.០៣៦.៨១២)	៣.០២៤.៦៧០	២៤.៨៧៥.៤៨៤	២៦.៨៦៣.៣៤២
ទ្រព្យសកម្មហិរញ្ញវត្ថុ	១៣.៧២០.៩៦៥	៥.១០៣.៤៣៤	១០.៤៥៨.៧២១	២៩.២៨២.១២០	៣.៦០៤.០៤៩	២.២៣២.៩០១	៩៩៨.២៣៧	៦.៨៣៥.១៨៧
ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ	(២.៣១១.៧៧៣)	(២.២៣២.២៦០)	(៦.២៣១.៨៤៩)	(១០.៧៧៥.៨៨២)	(១.៩៣៧.៣៦៨)	(៥០៨.៨៩៩)	(៩៥១.១១៤)	(៣.៣៩៧.៣៨១)
ការលុបចេញពីបញ្ជី	(១.៩៤៨)	-	(៣៥.០១១.០៤២)	(៣៥.០១៦.៩៩០)	(៣.៣៦៦)	-	(១៨.៩៣៩.៤១៤)	(១៨.៩៤២.៧៨០)
លម្អៀងពីការប្តូរធុរិយប័ណ្ណ	(៥៩.៥៥០)	(៦.៧៧៣)	(១៤.៤២៧)	(៨០.៧៥០)	(២៣៨.៦៨១)	(២១.៣០១)	(៥៥.០៤៤)	(៣១៥.០២៦)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	២៧.៩៣៦.១៥៩	៧.៩៤២.២៨៧	៦៥.៧៩៣.៦៣៨	១០១.៦៧២.០៨៤	១០.១៧៣.៣២៧	៦.៦៨៣.៧៧៧	៣៦.៤២៨.៩៦០	៥៣.២៨៦.០០៤
សម្ពូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១១៣.៤៤៨.៧៤២	៣២.២៥៣.៦២៨	២៦៧.១៨៧.៩៦៤	៤១២.៨៩០.៣៣៤	៤១.៩៣៤.៤៥៤	២៧.៥៥០.២៨១	១៥០.១៦០.១៧៤	២១៩.៦៤៤.៩០៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

ឥណទាន និងបុរេប្រទានតាមផ្ទៃដីដែលបានរំលស់	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤				ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់			
	ដំណាក់កាលទី ១	ដំណាក់កាលទី ២	ដំណាក់កាលទី ៣	សរុប	ដំណាក់កាលទី ១	ដំណាក់កាលទី ២	ដំណាក់កាលទី ៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៧.៨២៨.៨៦១	៣.២៦៨.៥៧៣	២៨.៥០២.១០៤	៣៩.៥៩៩.៥៣៨	៦.៨៦១.៣៦៣	៣.៨៣២.២៧៤	១៧.៤៦៣.៣៣១	២៨.១៥៦.៩៦៨
ផ្ទេរទៅ/(កាត់ចេញពី)៖								
ដំណាក់កាលទី ១	(៣៥៤.១៤៤)	៥៥.៦១៧	២៩៨.៥២៧	-	(៥៩៦.៤៤២)	៨៩.៤៦២	៥០៦.៩៨០	-
ដំណាក់កាលទី ២	២៥៤.២៤៦	(១.៩២៣.៥៤៥)	១.៦៦៩.២៩៩	-	១.១៦៩.២៣០	(២.៧៧៩.១៤៨)	១.៦០៩.៩១៨	-
ដំណាក់កាលទី ៣	១៤២.៥៨៨	៥៣៤.២៨៦	(៦៧៦.៨៧៤)	-	៧៣.២៦៩	១០១.០៧៤	(១៧៤.៣៤៣)	-
ការវាស់វែងឡើងវិញសុទ្ធនៃសំវិធានធនខាតបង់	៧.៥២០.៥៩៩	២.៤២៦.៣១៧	៥១.២៦០.២៤០	៦១.២០៧.១៥៦	(៨៣១.០៦២)	៣.៣០១.២២២	២២.២៣៤.៤៣៩	២៤.៧០៤.៥៩៩
ទ្រព្យសកម្មហិរញ្ញវត្ថុ	១២.០១៣.៧៥៩	៥.០៦៩.០០២	១០.៤៣១.៦៦៤	២៧.៥១៤.៤២៥	៣.១៣៣.៧២៥	៥០៣.៨៤៨	៩៩៩.៦០១	៤.៥៩៧.១៧៤
ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ	(១.៩៨៥.០៤០)	(១.៦៣៥.២២២)	(៥.៧៧៩.៨១៥)	(៩.៤០០.០៧៧)	(៩៩៩.៣១១)	(៤២២.៥៧៦)	(៨៤៣.០២៥)	(២.២២៤.៩១២)
ការលុបចេញពីបញ្ជី	(១.៩៨៤)	-	(៣៣.៧១១.៤៣៦)	(៣៣.៧១៣.៣៨៤)	(៣.៣៦៦)	-	(១៤.២៨៧.៨៩៥)	(១៤.២៩១.២៦១)
លម្អៀងពីការប្តូរធុនប័ណ្ណ	២០.៨៥៨	(២.២៩៨)	១៩.៤២២	៣៧.៩៨២	(៦.៤១៤)	(៧៧)	៥.១៤៤	(១.៣៥១)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	២៥.៤៧៩.៧៧៩	៧.៧៩២.៧៣០	៥២.០១៣.១៣១	៨៥.២៨៥.៦៤០	៨.៨៤០.៩៨៨	៤.៦២៦.០៧៩	២៣.៥១៤.១៥០	៣៦.៩៨១.២១៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១០៣.៤៧៣.៣៨៣	៣១.៦៤៦.២៧៧	២១១.២២៥.៣២៤	៣៤៦.៣៤៤.៩៨៤	៣៦.៤៤២.៥៥៣	១៩.០៦៨.៦៩៨	៩៦.៩២៥.៣២៦	១៥២.៤៣៦.៥៧៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

តារាងខាងក្រោមបង្ហាញពីសមតុល្យនៃសំវិធានធនលើការខាតបង់តាមថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ៖

ឥណទាននិងបុរេប្រទានតាមផ្ទៃដីមានរំលស់	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤				ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់			
	ដំណាក់កាលទី ១	ដំណាក់កាលទី ២	ដំណាក់កាលទី ៣	សរុប	ដំណាក់កាលទី ១	ដំណាក់កាលទី ២	ដំណាក់កាលទី ៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	២០.៥០៨.៦១៩	៧.០៧២.២៦២	៥៣.២១៥.២២៦	៨០.៧៩៦.១០៧	១១.០៤៦.៩៤១	៦.៤៤៨.១៤៧	៣៧.២១៧.១១៦	៥៤.៧១២.២០៤
ផ្ទេរទៅ /(កាត់ចេញពី)៖								
ដំណាក់កាលទី ១	(៤៣.៩០៩)	(២៤.១៩៣)	៦៨.១០២	-	២៤៦.៥៤៧	(១៧៨.៣៦៥)	(៦៨.១៨២)	-
ដំណាក់កាលទី ២	(២៧៣.៨៤៤)	២៦០.០៥៤	១៣.៧៩០	-	៣០.១៨៦	(១៧៨.៥៨០)	១៤៨.៣៩៤	-
ដំណាក់កាលទី ៣	៦.៩៥៨	១.៥៨២	(៨.៥៤០)	-	៦១.៦១៩	(១៤.០៧៣)	(៤៧.៥៤៦)	-
កាត់រំលស់ឡើងវិញសុទ្ធនៃសំវិធានធនខាតបង់	២.៦៨១.០២៦	(៩២០.០២៥)	២៦.១៧៤.៨០៥	២៧.៩៣៥.៨០៦	(១.២៧៥.២២០)	៣៦៨.១៥៧	៧.១០៣.១៦៣	៦.១៩៦.១០០
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	៥.៩២៦.៨៧២	២.៣៨៣.៣៩៧	៥.០៩៤.៥០៥	១៣.៤០៤.៧៧៤	៩៦៣.០៤០	៣៨៣.១២៧	៩០៣.៩៧៣	២.២៥០.១៤០
ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ	(៩៣៨.៨៦៨)	(៨៤០.៧៤៥)	(១.០១៥.៥៤៨)	(២.៧៩៥.១៦១)	(៨២១.៤៧៦)	(១៤០.៨៥២)	(២៦៤.៤១២)	(១.២២៦.៧៤០)
ការលុបចេញពីបញ្ជី	២	-	(១៧.៧៩០.៥៥៦)	(១៧.៧៩០.៥៥៤)	(៣.៣៦៦)	-	(៨.៥៥២.៣០៧)	(៨.៥៥៥.៦៧៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	៦៩.៣០៣	៩.៩៥៥	៤១.៨៥៤	១២១.១១២	(៧៤.៩៤៤)	(៣.៨៤៤)	(១១.២៣៩)	(៩០.០២៧)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	២៧.៩៣៦.១៥៩	៧.៩៤២.២៨៧	៦៥.៧៩៣.៦៣៨	១០១.៦៧២.០៨៤	១០.១៧៣.៣២៧	៦.៦៨៣.៧១៧	៣៦.៤២៨.៩៦០	៥៣.២៨៦.០០៤
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១១៣.៤៤៨.៧៤២	៣២.២៥៣.៦២៨	២៦៧.១៨៧.៩៦៤	៤១២.៨៩០.៣៣៤	៤១.៩៣៤.៤៥៤	២៧.៥៥០.២៨១	១៥០.១៦០.១៧៤	២១៩.៦៤៤.៩០៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

ឥណទាន និងបុរេប្រទានតាមផ្ទៃដើមបានរំលស់	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤				ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់			
	ដំណាក់កាលទី ១	ដំណាក់កាលទី ២	ដំណាក់កាលទី ៣	សរុប	ដំណាក់កាលទី ១	ដំណាក់កាលទី ២	ដំណាក់កាលទី ៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	១៨.០៥៤.០០៤	៦.៨៩៥.៩៧៤	៣៩.៦៤២.៦៩៩	៦៤.៥៩២.៦៧៧	៩.៤៨៨.៨៧៣	៤.៤៨៦.២៩៤	២៤.២២៧.១១៦	៣៨.២០២.២៨៣
ផ្ទេរទៅ/(កាត់ចេញពី)៖								
ដំណាក់កាលទី ១	(៤២.៦៩៦)	(២៣.០១៣)	៦៥.៧០៩	-	(១០៩.៩១៥)	៥២៥	១០៩.៣៩០	-
ដំណាក់កាលទី ២	២.០៦៩	(២០.៤៦៥)	១៨.៣៩៦	-	២៨.៨៣៧	(១៧៩.៦៩១)	១៥០.៨៥៤	-
ដំណាក់កាលទី ៣	៤៥.០៤៣	៧៦៥	(៤៥.៨០៨)	-	៥៤.១៩៥	(៧.០៥៤)	(៤៧.១៤១)	-
កាត់រំលស់ឡើងវិញសុទ្ធនៃសំវិធានធនខាតបង់	២.៥៧៧.២០៦	(៨៨៧.៣៧៦)	២៥.៣៤៣.៩០៦	២៧.០៣៣.៧៣៦	(១.០៦៧.៨៨២)	៤០១.១៩៩	៦.៧០៧.៧៤៩	៦.០៤១.០៦៦
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	៥.៥៦៤.៥៤២	២.៣៦៥.៤៤៧	៥.០៧០.២១៥	១៣.០០០.២០៤	៨៣៦.៤៨៤	២៨.១៣៨	៨៦៧.៧១៧	១.១៣២.៣៣៩
ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ	(៧៧៤.១៨៥)	(៥៤៤.១៩១)	(៨១១.៥៧៥)	(២.១២៩.៩៥១)	(៣៩១.៩២៧)	(១១០.៦២៨)	(២៥៨.៣៧៥)	(៧៦០.៩៣០)
ការបុរេចេញពីបញ្ជី	២	-	(១៧.៣១០.១៩១)	(១៧.៣១០.១៨៩)	(៣.៣៦៦)	-	(៨.២៧០.៧០១)	(៨.២៧៤.០៦៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	៥៣.៧៩៤	៥.៥៨៩	៣៩.៧៨០	៩៩.១៦៣	៥.៦៨៩	៧.២៩៦	២៧.៥៤១	៤០.៥២៦
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	២៥.៤៧៩.៧៧៩	៧.៧៩២.៧៣០	៥២.០១៣.១៣១	៨៥.២៨៥.៦៤០	៨.៨៤០.៩៨៨	៤.៦២៦.០៧៩	២៣.៥១៤.១៥០	៣៦.៩៨១.២១៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១០៣.៤៧៣.៣៨៣	៣១.៦៤៦.២៧៧	២១១.២២៥.៣២៤	៣៤៦.៣៤៤.៩៨៤	៣៦.៤៤២.៥៥៣	១៩.០៦៨.៦៩៨	៩៦.៩២៥.៣២៦	១៥២.៤៣៦.៥៧៧

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤				ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	១១៦.១៩៥	-	-	១១៦.១៩៥	៣០៨.២៦៩	-	-	៣០៨.២៦៩
សំវិធានធន/(កត់ត្រាត្រឡប់) លើការខាតបង់តម្លៃអ៊ីមតែមិនក្នុងការិយបរិច្ឆេទ	១០៨.៥៩៣	-	-	១០៨.៥៩៣	(២២៨.៩០៤)	-	-	(២២៨.៩០៤)
លម្អៀងពីការប្តូរប្រាក់បញ្ញើ	(២.២៤៥)	-	-	(២.២៤៥)	(១៧.១៧១)	-	-	(១៧.១៧១)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	២២២.៥៤៣	-	-	២២២.៥៤៣	៦២.១៩០	-	-	៦២.១៩០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៩០៣.៧៤៦	-	-	៩០៣.៧៤៦	២៥៦.៣៤៧	-	-	២៥៦.៣៤៧
ធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	១២.៤២៥	-	-	១២.៤២៥	២២៣.២៤៥	-	-	២២៣.២៤៥
សំវិធានធន/(កត់ត្រាត្រឡប់) លើការខាតបង់តម្លៃអ៊ីមតែមិនក្នុងការិយបរិច្ឆេទ	១១៨.០៣៩	-	-	១១៨.០៣៩	(១៩៨.៥៤៥)	-	-	(១៩៨.៥៤៥)
លម្អៀងពីការប្តូរប្រាក់បញ្ញើ	(៦៥)	-	-	(៦៥)	(១១.៤៧២)	-	-	(១១.៤៧២)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	១៣០.៣៩៩	-	-	១៣០.៣៩៩	១៣.២២៨	-	-	១៣.២២៨
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៥២៩.៥៥០	-	-	៥២៩.៥៥០	៥៤.៥២៥	-	-	៥៤.៥២៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤				ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ដំណាក់កាល ទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	១៨៨.៣៩០	-	-	១៨៨.៣៩០	៥៨៣.១២៥	-	-	៥៨៣.១២៥
សំវិធានធន/(កត់ត្រាត្រឡប់)លើការខាតបង់តម្លៃអ៊ុយតែមិនក្នុងការិយបរិច្ឆេទ	៣០.៤៤៦	-	-	៣០.៤៤៦	(៥២០.២៩៩)	-	-	(៥២០.២៩៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	៣.៧០៧	-	-	៣.៧០៧	(៦៣៦)	-	-	(៦៣៦)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	២២២.៥៤៣	-	-	២២២.៥៤៣	៦២.១៩០	-	-	៦២.១៩០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៩០៣.៧៤៦	-	-	៩០៣.៧៤៦	២៥៦.៣៤៧	-	-	២៥៦.៣៤៧
ធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៥១.២៤៩	-	-	៥១.២៤៩	៤៥៩.៣៣៧	-	-	៤៥៩.៣៣៧
សំវិធានធន/(កត់ត្រាត្រឡប់)លើការខាតបង់តម្លៃអ៊ុយតែមិនក្នុងការិយបរិច្ឆេទ	៧៨.៨៦៤	-	-	៧៨.៨៦៤	(៤៤៥.៥១៣)	-	-	(៤៤៥.៥១៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	២៨៦	-	-	២៨៦	(៥៩៦)	-	-	(៥៩៦)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	១៣០.៣៩៩	-	-	១៣០.៣៩៩	១៣.២២៨	-	-	១៣.២២៨
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៥២៩.៥៥០	-	-	៥២៩.៥៥០	៥៤.៥២៥	-	-	៥៤.៥២៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សវិធានធនលើការខាតបង់ (ត)

	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤				ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	១៦.៦៩៦	-	-	១៦.៦៩៦	៥១.៥៩៧	-	-	៥១.៥៩៧
កត់ត្រាត្រឡប់លើការខាតបង់តម្លៃអ៊ីម៉ែត្រនិងក្នុងការិយបរិច្ឆេទ	(២.២៧៩)	-	-	(២.២៧៩)	(៣៨.៦២៥)	-	-	(៣៨.៦២៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៣៤)	-	-	(៣៤)	១១៧	-	-	១១៧
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	១៤.៣៨៣	-	-	១៤.៣៨៣	១៣.០៨៩	-	-	១៣.០៨៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៥៨.៤០៩	-	-	៥៨.៤០៩	៥៣.៩៥៣	-	-	៥៣.៩៥៣
ធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	១៣.៧៨៦	-	-	១៣.៧៨៦	៣៦.៩០២	-	-	៣៦.៩០២
កត់ត្រាត្រឡប់លើការខាតបង់តម្លៃអ៊ីម៉ែត្រនិងក្នុងការិយបរិច្ឆេទ	(១០.៤៩៦)	-	-	(១០.៤៩៦)	(២៧.០៧៦)	-	-	(២៧.០៧៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១៩)	-	-	(១៩)	១១៧	-	-	១១៧
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	៣.២៧១	-	-	៣.២៧១	៩.៩៤៣	-	-	៩.៩៤៣
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១៣.២៨៤	-	-	១៣.២៨៤	៤០.៩៨៥	-	-	៤០.៩៨៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)
៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សវិធានធនលើការខាតបង់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤				ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ បានបញ្ចប់			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៥.៦៨០	-	-	៥.៦៨០	១៥.៧៥៤	-	-	១៥.៧៥៤
សវិធានធន/(កាត់ត្រាត្រឡប់)លើការខាតបង់តម្លៃអ៊ុយកែមិនក្នុង ការិយបរិច្ឆេទ	៨.៧០៧	-	-	៨.៧០៧	(២.៦៧០)	-	-	(២.៦៧០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៤)	-	-	(៤)	៥	-	-	៥
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	១៤.៣៨៣	-	-	១៤.៣៨៣	១៣.០៨៩	-	-	១៣.០៨៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៥៨.៤០៩	-	-	៥៨.៤០៩	៥៣.៩៥៣	-	-	៥៣.៩៥៣
ធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	១.៩៧៥	-	-	១.៩៧៥	១០.៩៨៨	-	-	១០.៩៨៨
សវិធានធន/(កាត់ត្រាត្រឡប់)លើការខាតបង់តម្លៃអ៊ុយកែមិនក្នុង ការិយបរិច្ឆេទ	១.២៨៥	-	-	១.២៨៥	(១.០៥០)	-	-	(១.០៥០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	១១	-	-	១១	៥	-	-	៥
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	៣.២៧១	-	-	៣.២៧១	៩.៩៤៣	-	-	៩.៩៤៣
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១៣.២៨៤	-	-	១៣.២៨៤	៤០.៩៨៥	-	-	៤០.៩៨៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សវិធានធនលើការខាតបង់ (ត)

ការវិនិយោគលើមូលបត្របំណុល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤				ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៦២៩.២៦០	-	-	៦២៩.២៦០	៦១៦.២០៥	-	-	៦១៦.២០៥
(កត់ត្រាត្រឡប់)/សវិធានធនលើការខាតបង់តម្លៃអ៊ីម៉ែត្រ								
មិនក្នុងការិយបរិច្ឆេទ	(៤២៣.៣២២)	-	-	(៤២៣.៣២២)	១៣.០៥៤	-	-	១៣.០៥៤
លម្អៀងពីការប្តូរប័ណ្ណ	-	-	-	-	១	-	-	១
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	២០៥.៩៣៨	-	-	២០៥.៩៣៨	៦២៩.២៦០	-	-	៦២៩.២៦០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៨៣៦.៣១៤	-	-	៨៣៦.៣១៤	២.៥៩៣.៨១០	-	-	២.៥៩៣.៨១០
ធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៦២៩.២៦០	-	-	៦២៩.២៦០	៦១៦.២០៥	-	-	៦១៦.២០៥
(កត់ត្រាត្រឡប់)/សវិធានធនលើការខាតបង់តម្លៃអ៊ីម៉ែត្រ								
មិនក្នុងការិយបរិច្ឆេទ	(៤២៣.៣២២)	-	-	(៤២៣.៣២២)	១៣.០៥៤	-	-	១៣.០៥៤
លម្អៀងពីការប្តូរប័ណ្ណ	-	-	-	-	១	-	-	១
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	២០៥.៩៣៨	-	-	២០៥.៩៣៨	៦២៩.២៦០	-	-	៦២៩.២៦០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៨៣៦.៣១៤	-	-	៨៣៦.៣១៤	២.៥៩៣.៨១០	-	-	២.៥៩៣.៨១០

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សវិធានធនលើការខាតបង់ (ត)

ការវិនិយោគលើមូលបត្របំណុល	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤				ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៣៥៦.៥៩២	-	-	៣៥៦.៥៩២	៦២៩.២៦០	-	-	៦២៩.២៦០
(កត់ត្រាត្រឡប់)/សវិធានធនលើការខាតបង់តម្លៃអ៊ីម៉ែត្រ								
មិនក្នុងការិយបរិច្ឆេទ	(១៥០.៦៥៤)	-	-	(១៥០.៦៥៤)	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	២០៥.៩៣៨	-	-	២០៥.៩៣៨	៦២៩.២៦០	-	-	៦២៩.២៦០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៨៣៦.៣១៤	-	-	៨៣៦.៣១៤	២.៥៩៣.៨១០	-	-	២.៥៩៣.៨១០
ធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៣៥៦.៥៩២	-	-	៣៥៦.៥៩២	៦២៩.២៦០	-	-	៦២៩.២៦០
(កត់ត្រាត្រឡប់)/សវិធានធនលើការខាតបង់តម្លៃអ៊ីម៉ែត្រ								
មិនក្នុងការិយបរិច្ឆេទ	(១៥០.៦៥៤)	-	-	(១៥០.៦៥៤)	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	២០៥.៩៣៨	-	-	២០៥.៩៣៨	៦២៩.២៦០	-	-	៦២៩.២៦០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៨៣៦.៣១៤	-	-	៨៣៦.៣១៤	២.៥៩៣.៨១០	-	-	២.៥៩៣.៨១០

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤				ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
កិច្ចសន្យាធានាហិរញ្ញវត្ថុ								
សម្ព័ន្ធធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	១៤.៧៨២	-	-	១៤.៧៨២	១២.៦២៩	-	-	១២.៦២៩
សំវិធានធនលើការខាតបង់តម្លៃអ៊ុយត្រែមក្នុងការិយបរិច្ឆេទ	៣៨.២៧៤	-	-	៣៨.២៧៤	១.៦៨០	-	-	១.៦៨០
លម្អៀងពីការប្តូររូបិយប័ណ្ណ	៩៩	-	-	៩៩	(៧៣)	-	-	(៧៣)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	៥៣.១៥៥	-	-	៥៣.១៥៥	១៤.២៣៦	-	-	១៤.២៣៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២១៥.៨៦២	-	-	២១៥.៨៦២	៥៨.៦៨១	-	-	៥៨.៦៨១
ធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៦២.៣០៧	-	-	៦២.៣០៧	៧៧.៤១៥	-	-	៧៧.៤១៥
សំវិធានធន/(កត់ត្រាត្រឡប់)លើការខាតបង់តម្លៃអ៊ុយត្រែមក្នុងការិយបរិច្ឆេទ	៣២.៣៣១	-	-	៣២.៣៣១	(១២.០៦១)	-	-	(១២.០៦១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	១០៤	-	-	១០៤	(៣៥)	-	-	(៣៥)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	៩៤.៧៤២	-	-	៩៤.៧៤២	៦៥.៣១៩	-	-	៦៥.៣១៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣៨៤.៧៤៧	-	-	៣៨៤.៧៤៧	២៧០.៨៩៤	-	-	២៧០.៨៩៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ឆ) ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL (ត)

សំវិធានធនលើការខាតបង់ (ត)

	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤				ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ បានបញ្ចប់			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
កិច្ចសន្យាធានាហិរញ្ញវត្ថុ								
សម្ព័ន្ធធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៣៩.៥៧៤	-	-	៣៩.៥៧៤	១៣.៧៦៤	-	-	១៣.៧៦៤
សំវិធានធនលើការខាតបង់តម្លៃអ៊ុយត្រែមក្នុងការិយបរិច្ឆេទ	១៣.៣៥៥	-	-	១៣.៣៥៥	៤៩១	-	-	៤៩១
លម្អៀងពីការប្តូររូបិយប័ណ្ណ	២២២	-	-	២២២	(២៣)	-	-	(២៣)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	៥៣.១៥១	-	-	៥៣.១៥១	១៤.២៣២	-	-	១៤.២៣២
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	២១៥.៨៦២	-	-	២១៥.៨៦២	៥៤.៦៨១	-	-	៥៤.៦៨១
ធនាគារ								
នាការិយបរិច្ឆេទចាប់ផ្តើម	៨៦.០៦០	-	-	៨៦.០៦០	៦៨.៤៨៧	-	-	៦៨.៤៨៧
សំវិធានធន/(កត់ត្រាត្រឡប់)លើការខាតបង់តម្លៃអ៊ុយត្រែមក្នុងការិយបរិច្ឆេទ	៨.៤៦៣	-	-	៨.៤៦៣	(២.៧៥០)	-	-	(២.៧៥០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	២១៩	-	-	២១៩	(១៤)	-	-	(១៤)
គិតត្រឹមការិយបរិច្ឆេទចុងក្រោយ	៩៤.៧៤២	-	-	៩៤.៧៤២	៦៥.៧២៣	-	-	៦៥.៧២៣
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៣៨៤.៧៤៧	-	-	៣៨៤.៧៤៧	២៧០.៨៩៤	-	-	២៧០.៨៩៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.១ ហានិភ័យឥណទាន (ត)

(ជ) ការវិភាគហានិភ័យលើការរស់រវង់ ECL

តារាងខាងក្រោមគឺជាការវាស់វែង ECL របស់ធនាគារ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដែលបណ្តាលមកពីការផ្លាស់ប្តូរយ៉ាងសមស្របក្នុងប៉ារ៉ាម៉ែត្រ ពីការសន្មតជាក់ស្តែងដែលបានប្រើប្រាស់ ក្នុងការសន្មតអំពី អថេរសេដ្ឋកិច្ចរបស់ធនាគារ។

	បម្រែបម្រួលក្នុង MEVs		ផលប៉ះពាល់លើ ECL			
	ការកើនឡើង សេណារីយ៉ូ	ការថយចុះ សេណារីយ៉ូ	ការកើនឡើង សេណារីយ៉ូ	ការថយចុះ សេណារីយ៉ូ	ការកើនឡើង សេណារីយ៉ូ	ការថយចុះ សេណារីយ៉ូ
ថ្ងៃទី៣០ កញ្ញា ២០២៤			ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
១ - កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ			(២៧១.៧៧៣)	២៨៧.៧៤៩	(១.១០៣.៦៦៩)	១.១៦៤.៥៤៩
- ទំនិញ និង សេវាកម្មឥណទាន /ផលិតផលក្នុងស្រុកសរុប	-១២,៦៩%	១២,៦៩%				
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)	០,២៥	(០,២៥)				
២ - ផលិតកម្ម			(១.១៩៤.៤១១)	១.៥៣៦.៩២២	(៤.៨៦៦.៧៤៤)	៦.២៤១.៤៣៩
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)	២៣,៧៩%	-២៣,៧៩%				
- ផលិតផលក្នុងស្រុកសរុប (ជាពាន់លានរៀល)	១២,២៣%	-១២,២៣%				
៣ - ការប្រើប្រាស់			(៣០.៦៨៤)	៥៣.៥០៣	(១២៤.៦១០)	២១៧.២៧៥
- អត្រាខ្សែកោងទិន្នផលរតនាគារប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ	(២,២៩)	២,២៩				
៤ - ពាណិជ្ជកម្ម លក់រាយ			(៦.៤៥៤.៥១២)	១២.១៣៦.៥៤១	(២៦.២១១.៧៧៤)	៤៩.២៨៦.៦៥៥
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)	២៣,៧៩%	-២៣,៧៩%				
- ផលិតផលក្នុងស្រុកសរុបប្រទេសកម្ពុជាមានតម្លៃ ២០០០០ ថេរ (ជាពាន់លានរៀល)	៤,៩៧%	០,០០%				
- ទំនិញ និង សេវាកម្មឥណទាន /ផលិតផលក្នុងស្រុកសរុប	-១៥,៥៦%	១៥,៥៦%				
- ដុល្លាររៀល	-១,៣៤%	១,៣៤%				
- ឥណទានក្នុងស្រុកចំពោះវិស័យឯកជន(%នៃGDP)	-៦៣,៧៣%	៦៣,៧៣%				
៥ - សកម្មភាពអចលនទ្រព្យ			(១១២.១៣៤)	៩៥.២៨២	(៤៥៥.៣៧៦)	៣៨៦.៩៤០
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)	២៦,៥០%	-២៦,៥០%				
- ដុល្លាររៀល	(០,០១)	០,០១				
- ទំនិញ និង សេវាកម្មឥណទាន /ផលិតផលក្នុងស្រុកសរុប	(០,១៣)	០,១៣				
៦ - កម្ចីផ្សេងៗ			(២.៣១៤.២៨២)	៤.៨៥៦.៣៥១	(៩.៣៩៨.២៩៩)	១២.៧២១.៦៤៣
- ផលិតផលក្នុងស្រុកសរុបប្រទេសកម្ពុជាមានតម្លៃ ២០០០០ ថេរ (ជាពាន់លានរៀល)	០,០៩	(០,០៩)				
- ទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា(ជាលានដុល្លារ)	០,២៤	(០,២៤)				

	បម្រែបម្រួលក្នុង MEVs		ផលប៉ះពាល់លើ ECL			
	ការកើនឡើង សេណារីយ៉ូ	ការថយចុះ សេណារីយ៉ូ	ការកើនឡើង សេណារីយ៉ូ	ការថយចុះ សេណារីយ៉ូ	ការកើនឡើង សេណារីយ៉ូ	ការថយចុះ សេណារីយ៉ូ
ថ្ងៃទី៣០ កញ្ញា ២០២៣			ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
១ - ឥណទានខ្នាតតូច			(២.៤២៤.១៨៧)	៤.៤៤៣.០៤០	(៩.៩៩២.៥០០)	១៨.៣១៤.២១០
- ឥណទានក្នុងស្រុកចំពោះវិស័យឯកជន(%នៃGDP)	-៥១,២៩%	៥១,២៩%				
- គ្រប់ធាតុរបស់សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ប្រទេសកម្ពុជា ឆ្នាំ២០០៦ ស្មើ១០០	-២៣,៥១	២៣,៥១				
២ - ឥណទានតែបង្គាន់			(១៩២.០៩៣)	៥៧១.១០៥	(៧៩១.៨០៧)	២.៣៥៤.០៩៣
- អត្រាខ្សែកោងទិន្នផលរតនាគារប្រាក់ដុល្លារអាមេរិកក្នុងមួយឆ្នាំ	-១៦៧,២៤%	១៦៧,២៤%				
- ផលិតផលក្នុងស្រុកសរុបតាមតម្លៃបច្ចុប្បន្នរបស់សហគ្រាស (% ពីមួយឆ្នាំទៅមួយឆ្នាំ)	១២,១៧%	-១២,១៧%				
៣ - ឥណទានវិបារូបន៍			(២៧៦.៥៣៦)	៥០៤.៣៤៤	(១.១៣៩.៨៤១)	២.០៧៩.០៧២
- ឥណទានក្នុងស្រុកចំពោះវិស័យឯកជន(%នៃGDP)	-៧១,៩៧%	៧១,៩៧%				

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ

សម្ព័ន្ធធនាគារ និងធនាគារ ប្រឈមនឹងហានិភ័យទីផ្សារដែលជាហានិភ័យនៃការខាតបង់ដែលមាននៅក្នុង និងក្រៅតារាងតុល្យការនៃស្ថានភាពឡើងចុះនៃអត្រាចំណូលរូបិយប័ណ្ណ រួមមានអត្រាការប្រាក់ តម្លៃមូលធន អត្រាប្តូររូបិយប័ណ្ណ បរទេស ឧបករណ៍និស្សន្ទ និងតម្លៃផ្សេងៗទៀត ដែលអាចប៉ះពាល់ជាអវិជ្ជមានទៅលើចំណូលអនាគត ដើមទុន ឬសមត្ថភាពក្នុងការសម្រេចគោលដៅអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ប្រភេទចម្បងនៃហានិភ័យទីផ្សាររបស់សម្ព័ន្ធធនាគារ និង ធនាគារមានដូចជា៖

- (i) ហានិភ័យអត្រាការប្រាក់៖ អាចនាំមកនូវការខាតបង់ នៅពេលមានភាពអសមតុល្យរវាងទ្រព្យសកម្ម និងបំណុល នៅពេល អត្រាការប្រាក់លើទ្រព្យទាំងនោះផ្លាស់ប្តូរយ៉ាងទៀងទាត់ ឬនៅចន្លោះពេលដែលខុសគ្នា។ និង
- (ii) ហានិភ័យប្តូររូបិយប័ណ្ណបរទេស៖ អាចនាំមកនូវការខាតបង់ នៅពេលមានអសមតុល្យរវាងទ្រព្យសកម្ម និងបំណុល របស់រូបិយប័ណ្ណជាក់លាក់ណាមួយ។

ហានិភ័យរត្តធាតុដើម និងតម្លៃមូលធន មិនត្រូវបានអនុវត្តខណៈដែលសម្ព័ន្ធធនាគារ និងធនាគារ មិនមាន វិនិយោគ (ជួញដូរ) ភាគហ៊ុន ឬទំនិញណាមួយនោះទេ។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងព័ត៌មានវិទ្យា (“BRIC”) ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល ដើម្បីជួយក្រុមប្រឹក្សាភិបាល លើទំនួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងត្រួតពិនិត្យយ៉ាងទៀងទាត់លើសមត្ថភាពរបស់អ្នកគ្រប់គ្រងក្នុងការវាយតម្លៃ និងគ្រប់គ្រងហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ហានិភ័យទីផ្សារត្រូវបានគ្រប់គ្រងផ្អែកទៅលើគោលការណ៍ និងកម្រិតកំណត់ផ្ទៃក្នុងដូចខាងក្រោម៖

គោលការណ៍នៃហានិភ័យទីផ្សារ៖

- ស្របទៅតាមគោលនយោបាយធនាគារអឺរ៉ុប សម្ព័ន្ធធនាគារ និងធនាគារ គ្រប់គ្រងយ៉ាងសកម្មលើស្ថានភាពរូបិយប័ណ្ណ និងស្ថានភាពហានិភ័យអត្រាការប្រាក់ ក្នុងការទប់បង្ការស្ថានភាព ដោយផ្ទុកទ្រព្យសកម្ម និងបំណុល។
- សម្ព័ន្ធធនាគារ និងធនាគារ មិនត្រូវពាក់ព័ន្ធនឹងសកម្មភាពដោយទទួលបានចំណូលបានមកពីការជួញដូរផ្ទុកមុខ (Proprietary Trading) ឬការទស្សន៍ទាយលើបម្រែបម្រួលនៃអត្រាប្តូរប្រាក់ អត្រាការប្រាក់ ឬតម្លៃនៃ មូលបត្រ។
- កម្រិតកំណត់ដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជាគឺបានកំណត់កម្រិតផលប៉ះពាល់អវិជ្ជមាន នៃហានិភ័យទីផ្សារ និងមិនបង្កើតឱកាសសម្រាប់ការជួញដូរផ្ទុកមុខទេ (Proprietary Trading)។
- ទំនួលខុសត្រូវពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ហានិភ័យទីផ្សារ គឺស្ថិតនៅលើគណៈគ្រប់គ្រងជាន់ខ្ពស់នៃតនាភិបាល។

កម្រិតកំណត់ស្ថានភាពនៃហានិភ័យទីផ្សារ៖

- កម្រិតកំណត់បទប្បញ្ញត្តិលើភាពមិនផ្ទុកគ្នានៃការប្តូររូបិយប័ណ្ណបរទេសក្នុងមួយរូបិយប័ណ្ណនិងរូបិយប័ណ្ណបរទេសសរុប គួរត្រូវអង្កេតគ្រប់ពេលទាំងអស់។
- គ្រប់ពេលទាំងអស់ សម្ព័ន្ធធនាគារ និងធនាគារត្រូវមានកម្រិតកំណត់ខាងក្នុងដែលទាប ជាងកម្រិតកំណត់របស់បញ្ញត្តិដើម្បីឱ្យមានដែនសុវត្ថិភាពក្នុងការធានាការអនុលោមទាំងស្រុងជាមួយច្បាប់ទៅតាមកម្រិតកំណត់ដោយបទប្បញ្ញត្តិ។
- នាយកដ្ឋាន និងការិយាល័យដែលពាក់ព័ន្ធ គួរវាយតម្លៃយ៉ាងទៀងទាត់ និងត្រួតពិនិត្យតាមដានលើ ហានិភ័យនៃការមិនអនុលោមតាមកម្រិតកំណត់។ ការបំពានកម្រិតកំណត់ផ្ទៃក្នុងគួរត្រូវបានរាយការណ៍ទៅកាន់ ALCO និងប្រធាននាយកប្រតិបត្តិ។
- គ្រប់ពេលទាំងអស់ សម្ព័ន្ធធនាគារ និងធនាគារត្រូវមានផែនការយថាភាពសម្រាប់អនុវត្ត នៅពេលដែលប្រធាននាយកប្រតិបត្តិយល់ឃើញថា កម្រិតសុវត្ថិភាពអាចនឹងមិនគ្រប់គ្រាន់ និងមានហានិភ័យលើការស្មើស្មើកម្រិតកំណត់បញ្ញត្តិលើភាពមិនផ្ទុកគ្នានៃការប្តូររូបិយប័ណ្ណបរទេស។ ផែនការយថាភាពនេះ គួរតែគ្រប់គ្រាន់ដើម្បីធានាថាកម្រិតកំណត់ដោយបទប្បញ្ញត្តិលើភាពមិនផ្ទុកគ្នាការប្តូររូបិយប័ណ្ណបរទេស នឹងមិនត្រូវបានលើស។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ និងការវិនិយោគ ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបានរាស់វែងតាម FVOCI ហើយត្រូវបានកំណត់តម្លៃតាមតម្លៃសមស្របដោយ អនុលោមតាមវិធីសាស្ត្រដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ៣៩។ សម្ព័ន្ធធនាគារនិងធនាគារប្រើប្រាស់ឧបករណ៍ ហិរញ្ញវត្ថុនិស្សន្ទ ដូចជា កិច្ចសន្យាប្តូររូបិយប័ណ្ណ និងកិច្ចសន្យាផ្តោះប្តូរ អត្រាការប្រាក់ (interest rate swaps) ដើម្បីគ្រប់គ្រងការ ប្រឈមហានិភ័យរបស់ខ្លួន។

ហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែល លំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ នឹង មានការប្រែប្រួលទៅតាមការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ ហានិភ័យអត្រាការប្រាក់នៃតម្លៃសមស្រប គឺជាហានិភ័យដែល តម្លៃនៃ ឧបករណ៍ហិរញ្ញវត្ថុ មានការប្រែប្រួលដោយសារ ការប្រែប្រួលអត្រាការប្រាក់លើទីផ្សារ។ គម្លាតការប្រាក់ (Interest Margin) អាចកើន ឡើងដោយសារការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់នៅក្នុងករណីដែលបម្រែបម្រួលឥតរំពឹងទុកកើតឡើង។

ហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ អាចកើតពីប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ។ ប្រាក់កម្ចីដែលបានផ្តល់ ក្នុងអត្រាការប្រាក់អថេរ ធ្វើឱ្យសម្ព័ន្ធធនាគារ និងធនាគារ ប្រឈមនឹងហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់។ សម្ព័ន្ធធនាគារ និង ធនាគារ គ្រប់គ្រងហានិភ័យអត្រាការប្រាក់នៃលំហូរសាច់ប្រាក់ ដោយប្រើប្រាស់កិច្ចសន្យាផ្តោះប្តូរអត្រាការប្រាក់អថេរទៅអត្រាថេរ (floating-to-fixed interest rate swaps)។ ការផ្តោះប្តូរអត្រាការប្រាក់បែបនេះ មានផលប៉ះពាល់ សេដ្ឋកិច្ចលើការបង្វិលប្រាក់កម្ចីពី អត្រាអថេរទៅអត្រាថេរ និងប៉ះពាល់ដល់ការទទួលស្គាល់ ចំណាយការប្រាក់ដែលផ្អែកទៅតាមអត្រាថេរ។ សម្ព័ន្ធធនាគារ និងធនាគារ ទទួលបានប្រាក់កម្ចីតាមអត្រាអថេរ និងប្តូរទៅជាអត្រាថេរដែលទាបជាងអត្រាដែលមានប្រសិទ្ធភាពសម្ព័ន្ធធនាគារ និងធនាគារ បានខ្ចីតាម អត្រាថេរដោយផ្ទាល់។ តាមការផ្តោះប្តូរអត្រាការប្រាក់ សម្ព័ន្ធធនាគារ និងធនាគារ ព្រមព្រៀងជាមួយភាគីផ្សេងៗ ដើម្បីផ្តោះប្តូរតាមចន្លោះ ពេលវេលាជាក់លាក់ (ជាចម្បងតាមមូលដ្ឋានប្រចាំឆមាស) ភាពលម្អៀងរវាងចំនួន អត្រាថេរ និង អត្រាអថេរ ក្នុងកិច្ចសន្យា ត្រូវបាន គណនាដោយយោងទៅតាមចំនួនដែលបានព្រមព្រៀងគ្នា។

តារាងនៅទំព័របន្ទាប់សង្ខេបពីការប្រឈមហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ។ នៅក្នុងតារាងនេះក៏រួម បញ្ចូលនូវឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃយោង ដោយបានចាត់ថ្នាក់តាមតម្លៃក្នុងកិច្ចសន្យាដើមគ្រា ឬតាមឥណ្ឌូបត្ថិកាទានកាលផុតកំណត់ សង។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

	សម្ព័ន្ធធនាគារ						
	រហូតដល់ ១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៦០៣.២១៤.០៤៨	៦០៣.២១៤.០៤៨
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ -សុទ្ធ	៣៤៣.៦២៧.០១៧	៨៥.៣១១.៥៩៣	-	-	-	១.៣៨៤.២៦០.៥៩០	១.៤១៣.១៩៩.២០០
ការវិនិយោគហិរញ្ញវត្ថុ	១២៧.០៦៥.១៧៦	២៩០.៩៦៩.១៤៦	៧៥.៧២៧.៤៣៦	៤០.៦០៤.៨៥៧	-	១៨៩.៦៧០	៥៣៤.៥៥៦.២៨៥
ឥណទាន និងបុរេប្រទាន-សុទ្ធ	២៦៥.៩៩២.៧៨២	២៧២.១២១.៤៨៥	១.០៧៥.៧១៩.៥៥២	៤.១៩៧.៨៨៣.២៥៧	៩៦៤.០៩១.៥០២	-	៦.៧៧៥.៤០៨.៥៧៨
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	-	-	-	-	៣.៣០១.៨៥៣	៣.៣០១.៨៥៣
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	១០.៣៧៦.៤១០	១០.៣៧៦.៤១០
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៧៣៦.២៨៤.៩៧៥	៦៤៤.៤០២.២២៤	១.១៥១.៤៤៦.៩៨៨	៤.២៣៨.៤៨៨.១១៤	៩៦៤.០៩១.៥០២	២.០០១.៣៤២.៩៧១	៩.៧៤០.០៥៦.៧៧៤
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៣៩.១៣៧.៤៤៣	២៤.៥៨៥.៩៦៣	៩៦.២៥០.២៣៨	៣៦.៦៦០.៥៨៩	៨៤.៩៥០.០០០	១០១.៩១៧.៨០២	៣៨៧.៥០២.០៣៥
ប្រាក់បញ្ញើរបស់អតិថិជន	៣.៣៩៧.៥៧៧.៩១៩	៦៤៣.៩៦០.៣៨៨	១.៩៤៣.១១៥.៩១៧	៨៣៥.១៣៨.៦០២	៤៤.០៣២.៥២៧	៨៦០.៨៨៥.៦១០	៧.៧២៨.៧១០.៩៦៣
បំណុលគតិសន្យា	១.២៦៨.៧៨៦	២.២៩៣.៥៧៨	៨.៦៩២.០៩២	២០.៧៩០.៥៣១	២.២០៧.៩៥៤	-	៣៥.២៥២.៩៤១
ប្រាក់កម្ចី	១.០៣៥.៥៤៨	១៧៧.២៨៨.៥៩៧	៣៩៣.៩៦៦.៧២០	៧៥.១២០.៣៣៥	៨៩៨.៧៤៤	-	៦៤៤.២៥៩.៩៤៤
បំណុលបន្ទាប់បន្សំ	-	១២.៤១៦.៧០២	៤៦.៣៣៣.៥០៧	៥៧.៩៣៨.០៥១	៥៧.៤២៩.០៣១	-	១៧៤.១១៧.២៩១
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៥៣.១៦៩.៥៦៦	៥៣.១៦៩.៥៦៦
បំណុលហិរញ្ញវត្ថុសរុប	៣៤.៤៣៩.០១៩.៦៩៦	៨៦៤.៥៤៥.២២៨	២.៤៨៨.៣០៨.៤៧៤	១.០២៥.៦៤៨.១០៨	១៩៣.៥១៨.២៥៦	១.០១៥.៩៧២.៩៧៨	៩.០២៧.០១២.៧៤០
កម្លាំងទិញតាមត្រាការប្រាក់សុទ្ធ	(២.៧០២.៧៣៤.៧២១)	(២១៦.១៤៣.០០៤)	(១.៣៣៦.៨៦១.៤៨៦)	(៣.២១២.៨៤០.០០៦)	(៧៧០.៥៧៣.២៤៦)	៩៨៥.៣៦៩.៩៩៣	(៧១៣.០៤៤.០៣៤)
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	(១០.៩៧៥.៤០៥.៧០៤)	(៨៧៧.៧៥៦.៧៣៩)	(៥.៤២៨.៩៩៤.៤៩៥)	១៣.០៤៧.៣៤៣.២៦៤	៣.១២៩.២៩៧.៩៥២	៤.០០១.៥៨៧.៥៤២	២.៨៩៥.៦៧១.៨២០
ចំណែកនៃឥណទានវិបារូបន៍មិនបានប្រើប្រាស់	-	-	-	-	-	២៩៣.៣៧៩.៧៤១	២៩៣.៣៧៩.៧៤១
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៨៧.៣១២.៨៥៩	៨៧.៣១២.៨៥៩
ការប្តូររូបិយប័ណ្ណបរទេស	-	-	-	-	-	១០៣.៨៣០	១០៣.៨៣០
កម្លាំងទិញតាមត្រាការប្រាក់សុទ្ធ	-	-	-	-	-	៣៨០.៧៩២.៤៣០	៣៨០.៧៩២.៤៣០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	-	-	-	-	១.៥៤៦.៤១៤.៣០២	១.៥៤៦.៤១៤.៣០២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ

ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ

ការវិនិយោគហិរញ្ញវត្ថុ

ឥណទាន និងបុរេប្រទាន-សុទ្ធ

ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ

ទ្រព្យសកម្មហិរញ្ញវត្ថុសរុប

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

ប្រាក់បញ្ញើរបស់អតិថិជន

បំណុលគិតសន្យា

ប្រាក់កម្ចី

បំណុលបន្ទាប់បន្សំ

បំណុលហិរញ្ញវត្ថុផ្សេងៗ

បំណុលហិរញ្ញវត្ថុសរុប

គម្លាតរវាងតារាងអត្រាការប្រាក់សុទ្ធ

សមមូលនឹងតារាងរៀល (កំណត់សម្គាល់ ៥)

ចំណែកនៃឥណទានវិបារបន់មិនបានប្រើប្រាស់

ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ

គម្លាតរវាងតារាងអត្រាការប្រាក់សុទ្ធ

សមមូលនឹងតារាងរៀល (កំណត់សម្គាល់ ៥)

	សម្ព័ន្ធធនាគារ					
	រហូតដល់ ១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក
						សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៤៩៥.៧៩៣.៥៦៨
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៧២.៤៣៧.២៣៥	៥០២.៩០៩	៥០១.៩១០	-	-	១.៤៣៦.១០១.១២៤
ការវិនិយោគហិរញ្ញវត្ថុ	២៤០.១៩៦.៣៦១	៤៨.១៨៤.៨២២	១០.៩៣៦.៤៩៦	៥៦.២៩៣.៨៣៦	-	១.៩៣២.៨៦៩
ឥណទាន និងបុរេប្រទាន-សុទ្ធ	២៣៤.៥១២.៣៥៣	២៨៩.៦៥៥.៨២៨	១.១៣៦.៦០៥.៩៥៨	៣.៩៤៤.៦៤៥.១២៥	៩៩៦.២៤៥.៩៦៧	-
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	-	-	-	-	៥.៧៤៦.៦៨៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៨.៥៥០.៦៤៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៥៤៧.១៤៥.៩៤៩	៣៣៨.៧៤៣.៥៥៩	១.១៤៤.០៤៤.៣៦៤	៤.០០០.៩៣៨.៩៦១	៩៩៦.២៤៥.៩៦៧	១.៩៤៤.១២៤.៨៩៦
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៨០.៣២០.៧២៦	៦៤.៥២៧.៩៩៧	៧០.៨៤៤.០៧៦	៤២.៩០៥.៥២២	៨១.៤៥០.០០០	៧៩.៧៤០.២៩៩
ប្រាក់បញ្ញើរបស់អតិថិជន	២.៩១១.៨៧១.៩០៤	៦១៣.៦៥១.៣៩៤	១.៦១៩.៥៩៤.៤៧៨	៩៥៥.០៥៥.៨៧៩	៥៥.១៥២.៨៩១	៦៥២.៦៩៣.៨៧៣
បំណុលគិតសន្យា	១.២៥៩.០២០	១.៧៩៣.១៩៦	៩.០៤៧.៨២២	១៩.៤៦៥.៩៥០	៩៦១.៦៩៩	-
ប្រាក់កម្ចី	១០៤.៣៦៨.១៧៦	៣២៤.៧៩០.៣៦១	២០៧.៧៣៣.០១១	២១៨.៣២៦.៤៧០	៤.៥៩៥.៥៣២	-
បំណុលបន្ទាប់បន្សំ	-	-	២៦.១៦០.៤២១	៥៦.១៩៤.៤៧៤	៣៤.៦៩៨.៩៨៧	-
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៤៣.៥៩១.០០៨
បំណុលហិរញ្ញវត្ថុសរុប	៣.០៩៧.៨១៩.៨២៦	១.០០៤.៧៦២.៩៤៨	១.៩៣៣.៣៨៣.៨០៨	១.២៩១.៩៤៨.២៩៥	១៧៦.៨៥៩.១០៩	៧៧៦.០២៥.១៨០
គម្លាតរវាងតារាងអត្រាការប្រាក់សុទ្ធ	(២.៥៥០.៦៧៣.៨៧៧)	(៦៦៦.០១៩.៣៨៩)	(៧៨៩.៣៣៩.៤៤៤)	(២.៧០៨.៩៩០.៦៦៦)	(៨១.៣៨៦.៨៤២)	១.១៧២.០៩៩.៧១៦
សមមូលនឹងតារាងរៀល (កំណត់សម្គាល់ ៥)	(១០.៤១៩.៥០២.៧៨៩)	(២.៧២២.៣២៣.២០៤)	(៣.២០៨.១១១.៦២៩)	១១.០៦៦.២២៦.៨៧១	៣.៣៤៧.១៩៥.៣១៥	៤.៧៨៤.០២៧.៣៤០
	-	-	-	-	-	២០៩.៨៥៤.៦៦៩
	-	-	-	-	-	៦៩.៣១៧.០៦៧
	-	-	-	-	-	២៧៩.១៧១.៧៣៦
	-	-	-	-	-	១.១៤០.៤១៦.៥៤១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

	ធនាគារ						
	រហូតដល់ ១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៥៩៣.១៨៣.២៣៤	៥៩៣.១៨៣.២៣៤
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៣៤៣.៥៨៨.៨៦៩	៨៤.៨០៥.៦៣៥	-	-	-	១.៣៤៩.០៨២.៧៥០	១.៧៧៧.៤៧៧.២៥៤
ការវិនិយោគហិរញ្ញវត្ថុ	១២៧.០៦៥.១៧៦	២៩០.៩៦៩.១៤៦	៧៥.៧២៧.៤៣៦	៤០.៦០៤.៨៥៧	-	១៨៩.៦៧០	៥៣៤.៥៥៦.២៨៥
ឥណទាន និងបុរេប្រទាន-សុទ្ធ	២៤៩.៣៤៧.៧០២	២៦៥.៣១០.៦៣៤	១.០៤១.២៣៨.៦១២	៤.១០៩.៧៥១.០២៥	៩៥៨.១៧៨.៦២៧	-	៦.៦២៣.៨២៦.៦០០
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	-	-	-	-	៣.៣០១.៨៥៣	៣.៣០១.៨៥៣
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	១០.៥២១.០៣៨	១០.៥២១.០៣៨
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៧២០.០០១.៧៤៧	៦៤១.០៨៥.៤១៥	១.១១៦.៩៦៦.០៤៨	៤.១៥០.៣៥៥.៨៨២	៩៥៨.១៧៨.៦២៧	១.៩៥៦.២៧៧.៥៤៥	៩.៥៤២.៨៦៦.២៦៤
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៣៥.១៩១.០៥៧	១៣.៣៦១.៦៤១	៨០.៨៤២.៤៤០	៣៦.៣០៥.០៥២	៨៤.៩៥០.០០០	១០៣.៧៨៦.៦២៥	៣៥៤.៤៣៦.៨១៥
ប្រាក់បញ្ញើរបស់អតិថិជន	៣.៣៦៩.៩៦៥.៧៦៧	៦៣៦.៨១៩.៥៧៩	១.៩០៥.២៩៦.២២៩	៨១៨.៦៩៥.៩៣៩	៤៥.៣៤៦.៩៨៥	៨៤៥.២៩០.៩៩២	៧.៦២១.៤១៥.៤៩១
បំណុលកតិសន្យា	១.២៤០.៦០២	២.២៤៦.៩១៤	៨.៥៥៧.២៧៧	១៩.៨៥៤.១១២	១.២៣៩.១០០	-	៣៣.១៣៨.០០៥
ប្រាក់កម្ចី	៩៩៤.៥៣២	១៧២.៨៧៥.៨០០	៣៨៩.២០១.៣៤០	៧១.១៨២.៥៣៥	៨៩៨.៧៤៤	-	៦៣៥.១៥២.៩៥១
បំណុលបន្ទាប់បន្សំ	-	១២.៤១៦.៧០២	៤៦.៣៣៣.៥០៧	៥៧.៩៣៨.០៥១	៥៧.៤២៩.០៣១	-	១៧៤.១១៧.២៩១
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៥២.២៧៨.១៥៤	៥២.២៧៨.១៥៤
បំណុលហិរញ្ញវត្ថុសរុប	៣.៤០៧.៣៩១.៩៥៨	៨៣៧.៧២០.៦៣៦	២.៤៣០.២៣០.៧៩៣	១.០០៣.៩៧៥.៦៨៩	១៨៩.៨៦៣.៨៦០	១.០០១.៣៥៥.៧៧១	៨.៨៧០.៥៣៨.៧០៧
គម្លាតវេទយីតតាពត្រាការប្រាក់សុទ្ធ	(២.៦៨៧.៣៩០.២១១)	(១៩៦.៦៣៥.២២១)	(១.៣១៣.២៦៤.៧៤៥)	៣.១៤៦.៣៨០.១៩៣	៧៦៨.៣១៤.៧៦៧	៩៥៤.៩២២.៧៧៤	៦៧២.៣២៧.៥៥៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	(១០.៩១៣.៤៩១.៦៤៩)	(៧៩៨.៥៣៥.៦៣២)	(៥.៣៣៣.១៦៨.១២៩)	១២.៧៧៧.៤៤៩.៩៦៤	៣.១២០.១២៦.២៦៩	៣.៨៧៧.៩៤១.៣៨៥	២.៧៣០.៣២២.២០៨
ចំណែកនៃឥណទានវិបារូបន៍មិនបានប្រើប្រាស់	-	-	-	-	-	២៩២.៥២៨.៩៦៨	២៩២.៥២៨.៩៦៨
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៨៧.១១៤.១១១	៨៧.១១៤.១១១
ការប្តូររូបិយប័ណ្ណបរទេស	-	-	-	-	-	១០៣.៨៣០	១០៣.៨៣០
គម្លាតវេទយីតតាពត្រាការប្រាក់សុទ្ធ	-	-	-	-	-	៣៧៩.៧៤៦.៩០៩	៣៧៩.៧៤៦.៩០៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	-	-	-	-	១.៥៤២.១៥២.១៩៨	១.៥៤២.១៥២.១៩៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

	ធនាគារ						
	រហូតដល់ ១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០២៣							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៤៨៦.៥៨៤.៣១៧	៤៨៦.៥៨៤.៣១៧
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	៧២.៤៣៧.២៣៥	-	-	-	-	១.៤០៦.៤៤៤.៧៨៦	១.៤៧៨.៨៨២.០២១
ការវិនិយោគហិរញ្ញវត្ថុ	២៤០.១៩៦.៣៦១	៤៨.១៨៤.៨២២	១០.៩៣៦.៤៩៦	៥៦.២៩៣.៨៣៦	-	១.៩៣២.៤៦៩	៣៥៧.៥៤៤.៣៨៤
ឥណទាន និងបុរេប្រទាន-សុទ្ធ	២២៤.១៤៥.៧៤៨	២៨១.០៣០.៧៥០	១.១០៦.២០៤.៤៧០	៣.៨៥៦.០៦៤.៦៧៦	៩៨៩.៥៩៧.៦៤៤	-	៦.៤៥៧.០៤៣.២៨៨
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	-	-	-	-	៥.៧៤៦.៦៨៦	៥.៧៤៦.៦៨៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៨.១៦០.៥៩១	៨.១៦០.៥៩១
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	៥៣៦.៧៧៩.៣៤៤	៣២៩.២១៥.៥៧២	១.១១៧.១៤០.៩៦៦	៣.៩១២.៣៥៨.៥១២	៩៨៩.៥៩៧.៦៤៤	១.៩០៨.៨៦៩.២៤៩	៨.៧៩៣.៩៦១.២៨៧
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៧៤.៧៨៣.៩២០	៥៨.៦៨៨.៤៩៥	៤៦.៣៥៨.៤១៦	៤១.៦៣៤.៧៨៧	៨១.៤៥០.០០០	៨៣.៤៩០.៣០៩	៣៨៦.៤០៥.៩២៧
ប្រាក់បញ្ញើរបស់អតិថិជន	២.៨៨៥.៤៥៧.៨១៧	៦០៦.៨០៥.០៦១	១.៥៩៥.១៣១.៤៩៣	៩៣៥.៩៧២.៣៣៣	៥១.៥២២.១៩២	៦៤០.៤០០.១២៩	៦.៧១៥.២៨៩.០២៥
បំណុលកតិសន្យា	១.២១២.៥០៦	១.៧៥២.៥៥៩	៨.៧២៣.៥០០	១៨.៧០៥.២៤០	១៥៣.៥៤៣	-	៣០.៥៤៧.៣៤៨
ប្រាក់កម្ចី	១០៤.៣៦៨.១៧៦	៣២១.១១៧.០៧៣	២០០.៩០៨.៥៧៧	២១២.៩៣៨.៩៩៥	៤.០៨៥.៧៧០	-	៨៤៣.៤១៨.៥៩១
បំណុលបន្ទាប់បន្សំ	-	-	២៦.១៦០.៤២១	៥៦.១៩៤.៤៧៤	៣៤.៦៩៨.៩៨៧	-	១១៧.០៥៣.៨៨២
បំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៤២.៤៨៩.៩១៨	៤២.៤៨៩.៩១៨
បំណុលហិរញ្ញវត្ថុសរុប	៣.០៦៥.៨២២.៤១៩	៩៨៨.៣៦៣.១៨៨	១.៨៧៧.២៨២.៤០៧	១.២៦៥.៤៤៥.៨២៩	១៧១.៩១០.៤៩២	៧៦៦.៣៨០.៣៥៦	៨.១៣៥.២០៤.៦៩១
គម្លាតវេនយីតតាមត្រាការប្រាក់សុទ្ធ	(២.៥២៩.០៤៣.០៧៥)	(៦៥៩.១៤៧.៦១៦)	(៧៦០.១៤១.៤៤១)	(២.៦៥២.៩១២.៦៤៧)	៨១៧.៦៨៧.១៥២	១.១៤២.៤៨៨.៨៩៣	៦៥៨.៧៥៦.៥៩៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	(១០.៣៣១.១៤០.៩៦១)	(២.៦៩២.៦១៨.០១១)	(៣.១០៥.១៧៧.៧៨៦)	១០.៨១២.៦៣៨.៣១០	៣.៣៤០.២៥២.០១៦	៤.៦៦៧.០៦៧.១២៦	២.៦៩១.០២០.៦៩៤
ចំណែកនៃឥណទានវិបារ្យបន្ថែមបានប្រើប្រាស់	-	-	-	-	-	២០៩.៤០៥.០៥២	២០៩.៤០៥.០៥២
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	៦៩.១៨៣.៩៨៥	៦៩.១៨៣.៩៨៥
គម្លាតវេនយីតតាមត្រាការប្រាក់សុទ្ធ	-	-	-	-	-	២៧៨.៥៩៤.០៣៧	២៧៨.៥៩៤.០៣៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	-	-	-	-	១.១៣៨.០៣៦.២១៥	១.១៣៨.០៣៦.២១៥

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

ការវិភាគវេទយិតភាពតម្លៃសមស្រប ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាថេរ

សម្ព័ន្ធធនាគារ និងធនាគារ មិនកត់ត្រាទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដែលមានអត្រាថេរតាមតម្លៃ សមស្របទេ តាមរយៈប្រាក់ចំណេញ ឬខាត។ ដូចនេះ បម្រែបម្រួលអត្រាការប្រាក់ណាមួយនាកាលបរិច្ឆេទនៃការរាយការណ៍នេះ វានឹងមិនមាន ផលប៉ះពាល់ដល់របាយការណ៍ចំណេញ ឬខាត និងលទ្ធផល លម្អិតផ្សេងៗចន្លោះពេលទេ។

ការវិភាគវេទយិតភាពលំហូរសាច់ប្រាក់ ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាថេរ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេល មានសភាពងាយប្រែប្រួលទៅតាមចំណាយការប្រាក់ លើប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំដែលខ្ពស់ជាង/ទាបជាងអាស្រ័យទៅតាមការប្រែប្រួលអត្រាការប្រាក់។ ការប្រែប្រួល ២៥ពិន្ទុ នៃពិន្ទុមូលដ្ឋាន (“bp”) នៃអត្រាការប្រាក់របស់ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ នាកាលបរិច្ឆេទនៃការរាយការណ៍ នឹងមិនមានផល ប៉ះពាល់ជាសារវន្តលើរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារឡើយ។

ការប្រឈមនឹងហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារដែលទាក់ទងនឹងប្រាក់កម្ចីទាំង អត្រាការប្រាក់ ថេរ និងអត្រាការប្រាក់ប្រែប្រួល។ ហានិភ័យនេះត្រូវបានគ្រប់គ្រងតាមរយៈការរក្សាទុកនូវការដាក់បញ្ចូលគ្នាដែលសមស្របរវាង ប្រាក់កម្ចីមានអត្រា ថេរ និងអត្រា ប្រែប្រួលតាមរយៈការប្រើប្រាស់កិច្ចសន្យាផ្តោះប្តូរអត្រាការប្រាក់ និងកិច្ចសន្យាអត្រាការប្រាក់ ពេលអនាគត។ សកម្មភាពការពារហានិភ័យ ត្រូវបានរាយការណ៍ជាទៀងទាត់ដើម្បីរៀបចំឱ្យត្រឹមត្រូវតាមការពិនិត្យមើលអត្រាការ ប្រាក់ និងវិស័យអាប៊ីតថាយ ធានាឱ្យបាននូវយុទ្ធសាស្ត្រការពារហានិភ័យត្រូវបានអនុវត្ត មិនថាតាមរយៈការកំណត់របាយការណ៍ ស្ថានភាពហិរញ្ញវត្ថុចន្លោះពេល ឬការរក្សាទុកចំណាយការប្រាក់តាមរយៈវដ្តនៃអត្រាការប្រាក់ខុសៗគ្នា។

ការវិភាគវេទយិតភាព

របាយការណ៍ប្រាក់ចំណេញ ឬខាត គឺជាវេទយិតភាពចំពោះការចំណាយការប្រាក់ខ្ពស់ជាង ឬ ទាបជាង ដែលជាលទ្ធផល នៃការផ្លាស់ប្តូរអត្រាការប្រាក់។ តារាងខាងក្រោមបង្ហាញពីផលប៉ះពាល់លើប្រាក់ចំណេញក្រោយបង់ពន្ធលើការផ្លាស់ប្តូរអត្រាការ ប្រាក់នៃបំណុលបន្ទាប់បន្សំ។

	សម្ព័ន្ធធនាគារ		ធនាគារ	
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៩ ខែ បានបញ្ចប់	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)	
ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២៤				
អត្រាការប្រាក់កើនឡើង២៥ពិន្ទុមូលដ្ឋាន	(៧២៨.៥៥៣)	(២.៩៥៨.៦៥៤)	(៧២៨.៥៥៣)	(២.៩៥៨.៦៥៤)
អត្រាការប្រាក់ថយចុះ២៥ពិន្ទុមូលដ្ឋាន	៧២៨.៥៥៣	២.៩៥៨.៦៥៤	៧២៨.៥៥៣	២.៩៥៨.៦៥៤
ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២៣				
អត្រាការប្រាក់កើនឡើង២៥ពិន្ទុមូលដ្ឋាន	(៧៤៦.២៦៤)	(៣.០៤៨.៤៨៩)	(៧៤៦.២៦៤)	(៣.០៤៨.៤៨៩)
អត្រាការប្រាក់ថយចុះ២៥ពិន្ទុមូលដ្ឋាន	៧៤៦.២៦៤	៣.០៤៨.៤៨៩	៧៤៦.២៦៤	៣.០៤៨.៤៨៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

	សម្ព័ន្ធធនាគារ		ធនាគារ	
	សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែបានបញ្ចប់		សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែបានបញ្ចប់	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២៤				
អត្រាការប្រាក់កើនឡើង២៥ពិន្ទុមូលដ្ឋាន	(២០៧.៦២១)	(៨៤៣.១៤៩)	(២០៧.៦២១)	(៨៤៣.១៤៩)
អត្រាការប្រាក់ថយចុះ២៥ពិន្ទុមូលដ្ឋាន	២០៧.៦២១	៨៤៣.១៤៩	២០៧.៦២១	៨៤៣.១៤៩
	សម្ព័ន្ធធនាគារ		ធនាគារ	
	សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែបានបញ្ចប់		សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែបានបញ្ចប់	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២៣				
អត្រាការប្រាក់កើនឡើង២៥ពិន្ទុមូលដ្ឋាន	(២៤៨.៧៥៤)	(១.០១៦.១៦១)	(២៤៨.៧៥៤)	(១.០១៦.១៦១)
អត្រាការប្រាក់ថយចុះ២៥ពិន្ទុមូលដ្ឋាន	២៤៨.៧៥៤	១.០១៦.១៦១	២៤៨.៧៥៤	១.០១៦.១៦១

សម្ព័ន្ធធនាគារធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ប្រទេសឡាវ និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងធ្វើប្រតិបត្តិការដោយប្រើរូបិយប័ណ្ណជាច្រើនប្រភេទ។ សម្ព័ន្ធធនាគារត្រូវប្រឈមមុខនឹងហានិភ័យរូបិយប័ណ្ណផ្សេងៗគ្នាដែរ ក្នុងនោះរូបិយប័ណ្ណសំខាន់ៗរួមមាន ប្រាក់រៀល ប្រាក់អឺរ៉ូ (“EUR”) ប្រាក់បាតថៃ ប្រាក់គីបឡាវ ប្រាក់យ៉េនជប៉ុន ប្រាក់ដុល្លារអូស្ត្រាលី (“AUD”) ប្រាក់ដុល្លារ វៀតណាម ប្រាក់ដុល្លារកាណាដា ប្រាក់ក្យូត មីយ៉ាន់ម៉ា និងរូបិយប័ណ្ណផ្សេងៗទៀត។

ហានិភ័យការប្តូររូបិយប័ណ្ណកើតពីប្រតិបត្តិការពាណិជ្ជកម្មនាពេលអនាគត ហើយទទួលស្គាល់ទ្រព្យសកម្ម និងបំណុលដែលបានកំណត់ជារូបិយប័ណ្ណមួយ ដែលអាចមានផលប៉ះពាល់ដល់សម្ព័ន្ធធនាគារ ឬ ធនាគារ។

គណៈគ្រប់គ្រង ធ្វើការវាស់វែង តាមដានយ៉ាងដិតដល់ និងគ្រប់គ្រងហានិភ័យពីការប្តូររូបិយប័ណ្ណបរទេសជាប្រចាំថ្ងៃ និងចាត់វិធានការទាន់ពេលវេលាទៅតាមតម្រូវការចាំបាច់។ ស្ថានភាពចំហសុទ្ធគ្រប់គ្រាន់ ត្រូវបានរក្សាទុកបាន តាមតម្រូវការ បទប្បញ្ញត្តិ និងគោលនយោបាយហានិភ័យផ្ទៃក្នុង។

តារាងនៅទំព័របន្ទាប់នេះ សង្ខេបអំពីការប្រឈមហានិភ័យចំពោះការប្តូររូបិយប័ណ្ណរបស់សម្ព័ន្ធធនាគារ និង ធនាគារ។ ក្នុងតារាងនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃយោង ដោយវិភាគតាមរូបិយប័ណ្ណ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤	សម្ព័ន្ធធនាគារ							
	សមមូលភាពប្រាក់ដុល្លារអាមេរិក							
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់វិច	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីបឡាវ	រូបិយប័ណ្ណផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១៧១.៨៧៧.៣៦៩	៣៧៩.៣៤១.០៥៦	៤១.៤១៧.២១០	១.៩០៩.៤៩៧	៩៥៣.៤៣៣	៥.៣៤១.៤៣៦	២.៣៧៤.០៤៧	៦០៣.២១៤.០៤៨
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	២២៩.៦៣៣.៧៣៧	១.៥៤៤.៥៨០.៩៥៧	១១.១៥១.៧៤៥	១.៨៤៩.៥០៥	៩៨៣.១៦១	២២.៥៦២.៣៧៣	២.៤៣៧.៧២២	១.៨១៣.១៩៩.២០០
ការវិនិយោគហិរញ្ញវត្ថុ	៣១៨.៤២៦.៥៣៧	២១៦.១២៩.៧៤៨	-	-	-	-	-	៥៣៤.៥៥៦.២៨៥
ឥណទាន និងបុរេប្រទាន-សុទ្ធ	១.១៩៧.៣៩៨.៧២០	៥.៣៩៨.២០៥.៩១៩	២៨.២២១.៩៥៩	-	-	១៣០.៥១១.១២៥	២១.០៧០.៨៥៥	៦.៧៧៥.៤០៨.៥៧៨
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	៣.៣០១.៨៥៣	-	-	-	-	-	៣.៣០១.៨៥៣
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៤៧០.៩៩៦	៩.២៤៦.៧៤៤	៦	-	-	៦៥៩.០៦៤	-	១០.៣៧៦.៨១០
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.៩១៧.៨០៧.៣៥៩	៧.៥៥០.៨០៦.២៧៧	៨០.៧៩០.៩២០	៣.៧៥៩.០០២	១.៩៣៦.៥៩៤	១៥៩.០៧៣.៩៩៨	២៥.៨៨២.៦២៤	៩.៧៤០.០៥៦.៧៧៤
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៤៧.១២២.៥២៣	៣០៧.០៤៨.១៥៦	២០០.៦៩៦	-	-	៣៣.១៣០.៦៦០	-	៣៨៧.៥០២.០៣៥
ប្រាក់បញ្ញើរបស់អតិថិជន	១.៨៥៨.៣៥៣.១២២	៥.៧០៥.៨៦៥.៤២២	៧៣.៩២២.៨៣៥	១.៧២៤.៣៥៩	៣.៥៩០	៨៥.៦៤១.០១៥	៣.២០០.៥៨០	៧.៧២៨.៧១០.៩៦៣
បំណុលកតិសន្យា	១០៩.០២០	៣៤.៦៦៣.៥០៨	១៩៦.៩៦៧	-	-	២៥៧.៧៥៥	២៥.៦៩១	៣៥.២៥២.៩៤១
ប្រាក់កម្ចី	៥៦.១៦២.៣៨៦	៥៨២.៨០៣.០៥២	-	-	-	៨.៥៨៨.៦៦៩	៧០៥.៨៣៧	៦៤៨.២៥៩.៩៤៤
បំណុលបន្ទាប់បន្សំ	១២.៥១០.៧៤៩	១៦១.៦០៦.៥៤២	-	-	-	-	-	១៧៤.១១៧.២៩១
បំណុលហិរញ្ញវត្ថុផ្សេងៗ	១.៨៨៤.៩៧៣	៤៩.៧៨២.៩១១	១៣៣.៦៩៧	១២២.៦៤១	១០៧.៦៨២	៦៨០.៧៥០	៤៥៦.៩១២	៥៣.១៦៩.៥៦៦
បំណុលហិរញ្ញវត្ថុសរុប	១.៩៧៦.១៤២.៨១៣	៦.៨៤១.៧៦៩.៥៩១	៧៤.៤៥៤.១៩៥	១.៨៤៧.០០០	១១១.២៧២	១២៨.២៩៨.៨៤៩	៤.៣៨៩.០២០	៩.០២៧.០១២.៧៤០
ស្ថានភាពសុទ្ធនៅក្នុងតារាងតុល្យការ	(៥៨.៣៣៥.៤៥៤)	៧០៩.០៣៦.៦៨៦	៦.៣៣៦.៧២៥	១.៩១២.០០២	១.៨២៥.៣២២	៣១.៧៧៥.១៤៩	២១.៤៩៣.៦០៤	៧១៣.០៤៤.០៣៤
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>(២៣៦.៩០០.២៤១)</i>	<i>២.៨៧៩.៣៩៧.៩៨២</i>	<i>២៥.៧៣៣.៤៤០</i>	<i>៧.៧៦៤.៦៤០</i>	<i>៧.៤១២.៦៣៣</i>	<i>១២៤.៩៧៧.៨៨០</i>	<i>៨៧.២៨៥.៥២៦</i>	<i>២.៨៩៥.៦៧១.៨២០</i>
ចំណែកនៃឥណទានវិបារូបន៍មិនបានប្រើប្រាស់	២៨.៣៣៧.៩១៦	២៦១.៥៤០.៣០៣	២.៦៥០.៧៤៩	-	-	៨៥០.៧៧៣	-	២៩៣.៣៧៩.៧៤១
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	១២.៣០៨.៧៤៦	៧៤.៦៤៧.០៦៩	៩.៩៧២	-	-	១៩៨.៧៤៨	១៤៨.៣២៤	៨៧.៣១២.៨៥៩
ការប្តូររូបិយប័ណ្ណបរទេស	-	-	-	-	១០៣.៨៣០	-	-	១០៣.៨៣០
កិច្ចសន្យាផ្តល់ឥណទាន	៤០.៦៤៦.៦៦២	៣៣៦.១៨៧.៣៧២	២.៦៦០.៧២១	-	១០៣.៨៣០	១.០៤៩.៥២១	១៤៨.៣២៤	៣៤០.៧៩៦.៤៣០
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>១៦៥.០៦៦.០៩៣</i>	<i>១.៣៦៥.២៥៦.៩១៨</i>	<i>១០.៨០៥.១៨៨</i>	<i>-</i>	<i>៤២១.៦៥៤</i>	<i>៤.២៦២.១០៥</i>	<i>៦០២.៣៤៤</i>	<i>១.៥៤៦.៤១៤.៣០២</i>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣	សម្ព័ន្ធធនាគារ							
	សមមូលជាប្រាក់ដុល្លារអាមេរិក							
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាត់ថៃ	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីបឡាវ	រូបិយប័ណ្ណផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១៥១.៩១០.៨៩៣	៣០៣.០៣៦.៥២០	៣២.២០៤.១៥០	៥៧៦.៦៨១	៦៣២.១៦១	៥.៤២៥.៩៩៥	២.០០៧.១៦៨	៤៩៥.៧៩៣.៥៦៨
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	២០៣.៩០៤.៨៨៧	១.២៧៤.៦៩៦.២២២	៦.៩០២.០៦៩	២.០២៨.៩៧៣	៦៦១.៦១៩	១៩.៦២២.០៧៤	១.៧២៧.២៩៤	១.៥០៩.៥៤៣.១៧៨
ការវិនិយោគហិរញ្ញវត្ថុ	២៩៣.០៣៦.៨១៥	៦៤.៥០៧.៥៦៩	-	-	-	-	-	៣៥៧.៥៤៤.៣៨៤
ឥណទាន និងបុរេប្រទាន-សុទ្ធ	១.០៦៣.៨៨៤.១៤៥	៥.៣៦៥.៤៥៦.៩០១	២៧.៧១៩.១៨៧	-	-	១២៦.៤០៥.០៧២	១៨.១៩៩.៩២៦	៦.៦០១.៦៦៥.២៣១
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	៥.៧៤៦.៦៨៦	-	-	-	-	-	៥.៧៤៦.៦៨៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២៧៦.៦៣៨	៧.៤៩៨.៥៥៦	៦	-	-	៧៧៥.៤៤៩	-	៨.៥៥០.៦៤៩
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.៧១៣.០១៣.៣៧៨	៧.០២០.៩៤២.៤៩៤	៦៦.៨២៩.៤១២	២.៦០៥.៦៥៤	១.២៩៣.៧៨០	១៥២.២២៨.៥៩០	២១.៩៣៤.៣៨៨	៨.៩៧៨.៨៤៣.៦៩៦
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៣៥.៣៦១.២៩៧	៣៥០.៦៦០.១៣១	២៣៦.៤៧២	-	-	៣៣.៥៣៤.៧២០	-	៤១៩.៧៩២.៦២០
ប្រាក់បញ្ញើរបស់អតិថិជន	១.៦៧៦.១៨៤.៥៣៨	៤.៩៨៥.៣៥៧.៧៧៣	៦៦.៩១២.៥៥៦	១.៦៣៦.១៨៦	១០៨	៧៥.៣១១.១៧៤	២.៦១៨.០៨៤	៦.៨០៨.០២០.៤១៩
បំណុលកកិសន្យា	១០៥.២៦៨	៣២.២២៩.៤៣៩	១.៤៥៥	-	-	១៥៨.៩៨៨	៣២.៥៣៧	៣២.៥២៧.៦៨៧
ប្រាក់កម្ចី	៥៦.៩៤៧.២៦៨	៧៩១.១៣៤.៧៤៥	-	-	-	១០.៧៩៥.៨៧៧	៩៣៥.៦៦០	៨៥៩.៨១៣.៥៥០
បំណុលបន្ទាប់បន្សំ	-	១១៧.០៥៣.៨៨២	-	-	-	-	-	១១៧.០៥៣.៨៨២
បំណុលហិរញ្ញវត្ថុផ្សេងៗ	៣.០៥០.៦៧១	៣៩.២៤៤.៩១២	២៦១.៣៤១	៤២.៦០២	៩.២១២	៧៥៦.៣៨២	២២៥.៨៨៨	៤៣.៥៩១.០០៨
បំណុលហិរញ្ញវត្ថុសរុប	១.៧៧១.៦៤៩.០៤២	៦.៣១៥.៦៨០.៨៨២	៦៧.៤១១.៨២៤	១.៦៧៨.៧៨៨	៩.៣២០	១២០.៥៥៧.១៤១	៣.៨១២.១៦៩	៨.២៨០.៧៩៩.១៦៦
ស្ថានភាពសុទ្ធនៅក្នុងតារាងតុល្យការ	(៥៨.៦៣៥.៦៦៤)	៧០៥.២៦១.៦១២	(៥៨៦.៤១២)	៩២៦.៨៦៦	១.២៨៤.៤៦០	៣១.៦៧១.៤៤៩	១៨.១២២.២១៩	៦៩៩.០៤៤.៥៣០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	(២៣៩.៥២៦.៦៨៩)	២.៨៨០.៩៩៣.៦៨៨	(២.៣៩៥.៤៩៣)	៣.៧៨៦.២៤៨	៥.២៤៧.០១៩	១២៩.៣៧៧.៨៦៩	៧៤.០២៩.២៦៥	២.៨៥១.៥១១.៩០៤
ចំណែកនៃឥណទាននិបាតប្រសិទ្ធភាពបានប្រើប្រាស់	៧.៧៧៤.០៤២	២០០.៧៥១.០៨៦	៨៧៩.៩២៤	-	-	៤៤៩.៦១៧	-	២០៩.៨៥៤.៦៦៩
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	៩.៩២៤.៦៩៣	៥៩.២៥៩.២៩២	-	-	-	១៣៣.០៨២	-	៦៩.៣១៧.០៦៧
កិច្ចសន្យាផ្តល់ឥណទាន	១៧.៦៩៨.៧៣៥	២៦០.០១០.៣៧៨	៨៧៩.៩២៤	-	-	៥៨២.៦៩៩	-	២៧៩.១៧១.៧៣៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៧២.២៩៩.៣៣២	១.០២២.១៤២.៣៩៤	៣.៥៩៤.៤៩០	-	-	២.៣៨០.៣២៥	-	១.១៤០.៤១២.៥៤១

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូរប្រាក់ប័ណ្ណ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤	ធនាគារ							
	សមមូលជាប្រាក់ដុល្លារអាមេរិក							
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាតថៃ	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីបឡាវ	រូបិយប័ណ្ណផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១៧១.៤៥៧.៨០២	៣៧៧.៤៦៧.៧៤៨	៣៩.៧៤៣.៣៩០	១.៩០៤.៥២៨	៩៥៣.០៥១	៣៧.៨១៦	១.២១៤.៤៩៩	៥៩៣.១៨៣.២៣៤
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	២២៩.៦៣៣.៧៣៧	១.៥៤១.៣០០.១៤១	១.៣៧៧.៤២៧	១.៤៤៩.៥០៥	៩៨៣.១៦១	១៧.៤៦២	២.៣១៥.៨២១	១.៧៧៧.៤៧៧.២៥៤
ការវិនិយោគហិរញ្ញវត្ថុ	៣១៤.៤២៦.៥៣៧	២១៦.១២៩.៧៤៨	-	-	-	-	-	៥៣៤.៥៥៦.២៨៥
ឥណទាន និងបុរេប្រទាន-សុទ្ធ	១.១៩៧.៣៩៨.៧២២	៥.៣៩៨.២០៥.៩១៩	២៨.២២១.៩៥៩	-	-	-	-	៦.៦២៣.៨២៦.៦០០
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	៣.៣០១.៤៥៣	-	-	-	-	-	៣.៣០១.៤៥៣
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	៤៧០.៨៧០	១០.០៥០.១៦២	៦	-	-	-	-	១០.៥២១.០៣៨
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.៩១៧.៧៨៧.៦៦៨	៧.៥៤៦.៤៥៥.៥៧១	៦៩.៣៤២.៧៨២	៣.៧៥៤.០៣៣	១.៩៣៦.២១២	៥៥.២៧៨	៣.៥៣០.៧២០	៩.៥៤២.៨៦៦.២៦៤
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៤៧.១២៩.២០២	៣០៧.០៧១.៣៦៩	២៣៦.២៤៤	-	-	-	-	៣៥៤.៤៣៦.៨១៥
ប្រាក់បញ្ញើរបស់អតិថិជន	១.៤៥៩.០៦៨.៨៤៣	៥.៦៩៩.៤៦៤.៣៦៥	៦១.១៥៤.៣៣៤	១.៧២៤.៣៥៩	៣.៥៩០	-	-	៧.៦២១.៤១៥.៤៩១
បំណុលកតិសន្យា	១០៩.០២១	៣៣.០២៨.៩៨៤	-	-	-	-	-	៣៣.១៣៨.០០៥
ប្រាក់កម្ចី	៥៦.១៦២.៣៨៥	៥៧៤.៩៩០.៥៦៦	-	-	-	-	-	៦៣៥.១៥២.៩៥១
បំណុលបន្ទាប់បន្សំ	១២.៥១០.៧៤៩	១៦១.៦០៦.៥៤២	-	-	-	-	-	១៧៤.១១៧.២៩១
បំណុលហិរញ្ញវត្ថុផ្សេងៗ	១.៨៧៩.៤៧០	៤៩.៦៤៤.១៨២	៧០.៨៨៣	១២២.៦៤១	១០៧.៦៨២	៥៤៤	៤៤៨.៣៥២	៥២.២៧៨.១៥៤
បំណុលហិរញ្ញវត្ថុសរុប	១.៩៧៦.៨៦០.០៧០	៦.៨២៩.៤១០.០០៨	៦១.៤៦១.៤៦១	១.៨៤៧.០០០	១១១.២៧២	៥៤៤	៤៤៨.៣៥២	៨.៨៧០.៥៣៨.៧០៧
ស្ថានភាពសុទ្ធនៅក្នុងតារាងតុល្យការ	(៥៩.០៧២.៤០២)	(៧៦១.៦៤៥.៥៦៣)	(៧.១១៨.៦៧៩)	១.៩១៧.០៣៣	១.៨២៤.៩៤០	៥៤.៧៣៤	៣.០៨២.៣៦៨	៦៧២.៣២៧.៥៥៧
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>(២៣៩.៨៩៣.០២៥)</i>	<i>២.៩១០.២៩៧.៦៣១</i>	<i>៣២.០០៦.០៤៥</i>	<i>៧.៧៦០.៧០៥</i>	<i>៧.៤១១.០៨១</i>	<i>២២២.២៧៥</i>	<i>១២.៥១៧.៤៩៦</i>	<i>២.៧៣០.៣២២.២០៨</i>
ចំណែកនៃឥណទានវិបារូបន៍មិនបានប្រើប្រាស់	២៨.៣៣៧.៩១៦	២៦១.៥៤០.៣០៣	២.៦៦០.៧៤៩	-	-	-	-	២៩២.៥២៩.៩៦៨
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	១២.៣០៨.៧៤៦	៧៤.៦៤៧.០៦៩	៩.៩៧២	-	-	-	១៤៨.៣២៤	៨៧.១១៤.១១១
ការប្តូរប្រាក់ប័ណ្ណបរទេស	-	-	-	-	១០៣.៨៣០	-	-	១០៣.៨៣០
កិច្ចសន្យាផ្តល់ឥណទាន	៤០.៦៤៦.៦៦២	៣៣៦.១៨៧.៣៧២	២.៦៦០.៧២១	-	១០៣.៨៣០	-	១៤៨.៣២៤	៣៧៩.៧៤៦.៩០៩
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>១៦៥.០៦៦.០៩៤</i>	<i>១.៣៦៥.២៥៦.៩១៨</i>	<i>១០.៨០៥.១៨៨</i>	<i>-</i>	<i>៤២១.៦៥៤</i>	<i>-</i>	<i>៦០២.៣៤៤</i>	<i>១.៥៤២.១៥២.១៩៨</i>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣	ធនាគារ							
	សមមូលជាប្រាក់ដុល្លារអាមេរិក							
	ប្រាក់រៀល	ប្រាក់ដុល្លារអាមេរិក	ប្រាក់បាតថៃ	ប្រាក់អឺរ៉ូ	ប្រាក់ដុល្លារអូស្ត្រាលី	ប្រាក់គីបឡាវ	រូបិយប័ណ្ណផ្សេងៗ	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	១៥១.៩០៤.៦៧២	៣០១.៥៤៧.៥២៥	៣០.៥៨៣.២០៦	៥៧២.៥២១	៦៣១.៧០៦	៣.៩១០	១.៣០០.៧៧៧	៤៤៦.៥៤៤.៣១៧
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-សុទ្ធ	២០៣.៩០៤.៤៨៧	១.២៦៨.៥៦០.៦២៧	២.០០៥.៤៣៨	២.០២៤.៩៧៣	៦៦១.៦១៩	១៤.៩៨១	១.៧០៥.៤៩៦	១.៤៧៤.៤៨២.០២១
ការវិនិយោគហិរញ្ញវត្ថុ	២៩៣.០៣៦.៨១៥	៦៤.៥០៧.៥៦៩	-	-	-	-	-	៣៥៧.៥៤៤.៣៨៤
ឥណទាន និងបុរេប្រទាន-សុទ្ធ	១.០៦៣.៤៨៤.១៤៧	៥.៣៦៥.៤៣៩.៩៥៤	២៧.៧១៩.១៨៧	-	-	-	-	៦.៤៥៧.០៤៣.២៨៤
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	៥.៧៤៦.៦៨៦	-	-	-	-	-	៥.៧៤៦.៦៨៦
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	២៧៥.៦៥៧	៧.៤៨៤.៩២៨	៦	-	-	-	-	៨.១៦០.៥៩១
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.៧១៣.០០៦.១៧៨	៧.០១៣.៧២៧.២៨៩	៦០.៣០៧.៨៣៧	២.៦០១.៤៩៤	១.២៩៣.៣២៥	១៨.៨៩១	៣.០០៦.២៧៣	៤.៧៩៣.៩៦១.២៨៧
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	៣៥.៣៦១.៤០៨	៣៤៩.០៩៨.៧៧៨	១.៩៤៥.៧៤១	-	-	-	-	៣៨៦.៤០៥.៩២៧
ប្រាក់បញ្ញើរបស់អតិថិជន	១.៦៧៦.៩៥៤.៩៨៨	៤.៩៧៩.០២២.៧៦១	៥៧.៦៧៤.៩៨២	១.៦៣៦.១៨៦	១០៨	-	-	៦.៧១៥.២៨៩.០២៥
បំណុលកតិសន្យា	១០៥.២៦៨	៣០.៤៤២.០៨០	-	-	-	-	-	៣០.៥៤៧.៣៤៨
ប្រាក់កម្ចី	៥៦.៩៤៧.២៦៨	៧៨៦.៤៧១.៣២៣	-	-	-	-	-	៨៤៣.៤១៨.៥៩១
បំណុលបន្ទាប់បន្សំ	-	១១៧.០៥៣.៨៨២	-	-	-	-	-	១១៧.០៥៣.៨៨២
បំណុលហិរញ្ញវត្ថុផ្សេងៗ	៣.០៤៥.៨៧៨	៣៤.៩៤០.១៣៥	២៣៥.៨១៤	៤២.៦០២	៩.២១២	៧៦	២១៦.២០១	៤២.៤៨៩.៩១៨
បំណុលហិរញ្ញវត្ថុសរុប	១.៧៧២.៤១៤.៨១០	៦.៣០១.០២៨.៩៥៩	៥៩.៨៥៦.៥៣៧	១.៦៧៨.៧៨៨	៩.៣២០	៧៦	២១៦.២០១	៨.១៣៥.២០៤.៦៩១
ស្ថានភាពសុទ្ធនៅក្នុងតារាងតុល្យការ	(៥៩.៤០៨.៦៣២)	៧១២.៦៩៨.៣៣០	៤៥១.៣០០	៩២២.៧០៦	១.២៨៤.០០៥	១៨.៨១៥	២.៧៩០.០៧២	៦៥៨.៧៥៦.៥៩៦
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>(២៤២.៦៨៤.២៦២)</i>	<i>២.៩១១.៣៧២.៦៧៨</i>	<i>១.៤៨៣.៩៦១</i>	<i>៣.៧៦៩.២៥៤</i>	<i>៥.២៤៥.១៦០</i>	<i>៧៦.៤៥៩</i>	<i>១១.៣៩៧.៤៤៤</i>	<i>២.៦៩១.០២០.៦៩៤</i>
ចំណែកនៃឥណទាននិធានបន្ថែមបានប្រើប្រាស់	៧.៧៧៤.០៤២	២០០.៧៥១.០៨៦	៨៧៩.៩២៤	-	-	-	-	២០៩.៤០៥.០៥២
ការធានា ការទទួលយក និងបំណុលហិរញ្ញវត្ថុផ្សេងៗ	៩.៩២៤.៦៩៣	៥៩.២៥៩.២៩២	-	-	-	-	-	៦៩.១៨៣.៩៨៥
កិច្ចសន្យាផ្តល់ឥណទាន	១៧.៦៩៨.៧៣៥	២៦០.០១០.៣៧៨	៨៧៩.៩២៤	-	-	-	-	២៧៧.៥៨៩.០៣៧
<i>សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)</i>	<i>៧២.២៩៩.៣៣១</i>	<i>១.០៦២.១៤២.៣៩៤</i>	<i>៣.៥៩៤.៤៩០</i>	<i>-</i>	<i>-</i>	<i>-</i>	<i>-</i>	<i>១.១៣៨.០៣៦.២១៥</i>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

ការវិភាគវេទយិតភាព

សម្ព័ន្ធធនាគារ និងធនាគារទទួលយកការប្រឈមហានិភ័យចំពោះការប្រែប្រួលនៃអត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេសនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ពួកគេ។ តារាងខាងក្រោមបង្ហាញពីវិធានសម្ព័ន្ធចម្បងនៃការប្រឈមទៅនឹងការប្តូរប្រាក់បរទេសរបស់សម្ព័ន្ធធនាគារ និងធនាគារ៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤	ថ្ងៃទី៣១ ខែធ្នូ ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម/ (បំណុល)								
ប្រាក់រៀល (KHR)	(៥៨.៣៣៥.៤៥៤)	(៥៨.៦៣៥.៦៦៤)	(២៣៦.៩០០.២៨១)	(២៣៩.៥២៦.៦៨៩)	(៥៩.០៧២.៤០២)	(៥៩.៤០៨.៦៣២)	(២៣៩.៨៩៣.០២៥)	(២៤២.៦៨៤.២៦២)
ប្រាក់បាតថៃ (THB)	៦.៣៣៦.៧២៥	(៥៨៦.៤១២)	២៥.៧៣៣.៤៤០	(២.៣៩៥.៤៩៣)	៧.៨៤១.៣២១	៤៥១.៣០០	៣២.០០៦.០៤៥	១.៨៤៣.៥៦១
ប្រាក់អឺរ៉ូ (EUR)	១.៩១២.០០២	៩២៦.៨៦៦	៧.៧៦៤.៦៤០	៣.៧៨៦.២៤៨	១.៩១១.០៣៣	៩២២.៧០៦	៧.៧៦០.៧០៥	៣.៧៦៩.២៥៤
ប្រាក់ដុល្លារអូស្ត្រាលី (AUD)	១.៨២៥.៣២២	១.២៨៤.៤៦០	៧.៤១២.៦៣៣	៥.២៤៧.០១៩	១.៨២៤.៩៤០	១.២៨៤.០០៥	៧.៤១១.០៨១	៥.២៤៥.១៦០
ប្រាក់គីបឡាវ (LAK)	៣០.៧៧៥.១៤៩	៣១.៦៧១.៤៤៩	១២៤.៩៧៧.៨៨០	១២៩.៣៧៧.៨៦៩	៥៤.៧៣៤	១៨.៤១៥	២២២.២៧៥	៧៦.៨៥៩
រូបិយប័ណ្ណផ្សេងៗ	២១.៤៩៣.៦០៤	១៨.១២២.២១៩	៨៧.២៨៥.៥២៦	៧៤.០២៩.២៦៥	៣.០៨២.៣៦៨	២.៧៩០.០៧២	១២.៥១៧.៤៩៦	១១.៣៩៧.៤៤៤
	៤.០០៧.៣៤៨	(៧.២១៧.០៨២)	១៦.២៧៣.៨៣៨	(២៩.៤៨១.៧៨១)	(៤៤.៣១៨.០០៦)	(៥៣.៩៤១.៧៣៤)	(១៧៩.៩៧៥.៤២៣)	(២២០.៣៥១.៩៨៤)

ដូចដែលបានបង្ហាញក្នុងតារាងខាងលើ សម្ព័ន្ធធនាគារ និងធនាគារត្រូវបានប៉ះពាល់ជាចម្បងចំពោះការផ្លាស់ប្តូរអត្រាប្តូរប្រាក់ជា ប្រាក់ដុល្លារអាមេរិក/ប្រាក់រៀល, ប្រាក់ដុល្លារអាមេរិក/ប្រាក់បាតថៃ, ប្រាក់ដុល្លារអាមេរិក/ប្រាក់អឺរ៉ូ ប្រាក់ដុល្លារអាមេរិក/ប្រាក់ដុល្លារអូស្ត្រាលី និង ប្រាក់ដុល្លារអាមេរិក/ប្រាក់គីបឡាវ ។ វេទយិតភាពនៃប្រាក់ចំណេញ ឬខាត ចំពោះការផ្លាស់ប្តូរអត្រាប្តូរប្រាក់ កើតឡើងជាចម្បងពីឧបករណ៍ហិរញ្ញវត្ថុដែលបានកំណត់ដោយ ប្រាក់រៀល ប្រាក់បាត ប្រាក់អឺរ៉ូ ប្រាក់ដុល្លារអូស្ត្រាលី និងប្រាក់គីបឡាវ។

ការវិភាគខាងក្រោមគឺផ្អែកលើការសន្មត់ថាអត្រាប្តូរប្រាក់បានកើនឡើង ឬថយចុះ ដែលត្រូវបានកំណត់ដោយផ្អែកលើការផ្លាស់ប្តូរជាមធ្យមរយៈពេល ៣ឆ្នាំនៃអត្រាប្តូរប្រាក់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.២ ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)

ការវិភាគវេទយិតភាព(ត)

ការវិភាគនៃការប្រឈមដើម្បីវាយតម្លៃផលប៉ះពាល់នៃការផ្លាស់ប្តូរភាគរយនៃអត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេសទៅនឹងប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធមានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣១ខែធ្នូ	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣១ខែធ្នូ	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣១ខែធ្នូ	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣១ខែធ្នូ
	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
កើនឡើង/ (ថយចុះ)								
ប្រាក់រៀល (KHR) -កើនឡើង ១%	៤៦២.០៦៣	៤៦៤.៤៤១	១.៨៧៦.៤៣៨	១.៨៩៧.២៤១	៤៦៧.៩០០	៤៧០.៥៦៣	១.៩០០.១៤២	១.៩២២.២៥០
ប្រាក់បាតថៃ (THB) -កើនឡើង ៥%	(២៤១.៣៩៩)	២២.៣៤០	(៩៨០.៣២១)	៩១.២៥៩	(៣០០.២៤១)	(១៧.១៩២)	(១.២១៩.២៧៩)	(៧០.២២៩)
ប្រាក់អឺរ៉ូ (EUR) -កើនឡើង ៤%	(៥៨.៨៣១)	(១៤.៥៣៩)	(២៣៨.៩១៣)	(៥៩.៣៩២)	(៥៨.៨០១)	(១៤.៤៧៤)	(២៣៨.៧៩១)	(៥៩.១២៦)
ប្រាក់ដុល្លារអូស្ត្រាលី (AUD) -កើនឡើង ៤%	(៥៦.១៦៤)	(២០.១៤៨)	(២២៨.០៨២)	(៨២.៣០៥)	(៥៦.១៥២)	(២០.១៤១)	(២២៨.០៣៣)	(៨២.២៧៦)
ប្រាក់គីបឡាវ (LAK) - កើនឡើង ១០%	(២.២៣៤.១៩៣)	(២.៣០៣.៣៧៨)	(៩.០៨៩.៣០២)	(៩.៤០៩.២៩៩)	(៣.៩៨១)	(១.៣៦៨)	(១៦.១៦៧)	(៥.៥៨៤)
រូបិយប័ណ្ណផ្សេងៗ - កើនឡើង ១%	(១៧០.២៤៦)	(១៤៣.៥៤២)	(៦៩១.៣៦៩)	(៥៨៦.៣៦៩)	(២៤.៤១៥)	(២២.១០០)	(៩៩.១៤៩)	(៩០.២៧៩)
	(២.៣០២.៧៧០)	(១.៩៩៤.៨២៦)	(៩.៣៥១.៥៤៩)	(៨.១៤៨.៨៦៥)	២៤.៣១០	៣៩៥.២៨៨	៩៨.៧២៣	១.១១៤.៧៥២

ធនាគារ អេស៊ីលីដា ភីអិលស៊ី
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)
គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)
៣៩.២ ហានិភ័យទីផ្សារ (ត)
(ii) ហានិភ័យការប្តូររូបិយប័ណ្ណ (ត)
ការវិភាគវេទយិតភាព(ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣១ខែធ្នូ	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣១ខែធ្នូ	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣១ខែធ្នូ	ថ្ងៃទី៣០ខែកញ្ញា	ថ្ងៃទី៣១ខែធ្នូ
	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	២០២៣	ឆ្នាំ២០២៤	ឆ្នាំ២០២៣	ឆ្នាំ២០២៤	២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
កើនឡើង/ (ថយចុះ)								
ប្រាក់រៀល (KHR)-ថយចុះ ១%	(៤៧១.៣៩៤)	(៤៧៣.៤២៤)	(១.៩១៤.៣៤៧)	(១.៩៣៥.៥៧១)	(៤៧៧.៣៥៣)	(៤៨០.០៧០)	(១.៩៣៤.៥៣១)	(១.៩៦១.០៨៦)
ប្រាក់បាតថៃ (THB)-ថយចុះ ៥%	២៦៦.៨០៩	(២៤.៦៩១)	១.០៨៣.៥១១	(១០០.៨៦៣)	៣៣១.៨៤៥	១៩.០០២	១.៣៤៧.៦២៣	៧៧.៦២៣
ប្រាក់អឺរ៉ូ (EUR)-ថយចុះ ៤%	៦៣.៧៣៣	១៥.១៣៣	២៥៨.៨២០	៦១.៨១៨	៦៣.៧០១	១៥.០៦៥	២៥៨.៦៩០	៦១.៥៤១
ប្រាក់ដុល្លារអូស្ត្រាលី (AUD)-ថយចុះ ៤%	៦០.៨៤៤	២០.៩៧១	២៤៧.០៨៧	៨៥.៦៦៧	៦០.៨៣១	២០.៩៦៣	២៤៧.០៣៥	៨៥.៦៣៤
ប្រាក់គីបឡាវ (LAK)-ថយចុះ ១០%	២.៧៣៥.៥៦៩	២.៨១៥.២៤០	១១.១០៩.១៤៦	១១.៥០០.២៥៥	៤.៨៦៥	១.៦៧២	១៩.៧៥៧	៦.៨៣០
រូបិយប័ណ្ណផ្សេងៗ-ថយចុះ ១%	១៧៣.៦៨៦	១៤៦.៤៤២	៧០៥.៣៣៩	៥៩៨.២១៦	២៤.៩០៨	២២.៥៤៦	១០១.១៥១	៩២.១០០
	២.៨២៩.២៤៣	២.៤៩៩.២៧១	១១.៤៨៩.៥៥៦	១០.២០៩.៥២២	៨.៧៩៧	(៤០០.៨២២)	៣៥.៧២៥	(១.៦៣៧.៣៥៤)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.៣ ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលសម្ព័ន្ធធនាគារ និងធនាគារមិនមានលទ្ធភាពបំពេញកាតព្វកិច្ច ឬមិនអាចទូទាត់ ឬកាត់កងក្នុងបរិបទសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថានភាពទីផ្សារជាក់លាក់ណាមួយ។ ជាទូទៅហានិភ័យសន្ទនីយភាពនេះ អាចធ្វើឱ្យធនាគាររងការខាតបង់ដែលអាចបណ្តាលមកពីស្ថានភាពដែល ១) សម្ព័ន្ធធនាគារ និងធនាគារមិនមានសាច់ប្រាក់ និងសាច់ប្រាក់សមមូលគ្រប់គ្រាន់ ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ម្ចាស់ប្រាក់បញ្ញើ ម្ចាស់បំណុល និងការទូទាត់បំណុលយថាហេតុ ២) ការលក់ទ្រព្យសកម្មសន្ទនីយភាពទាបជាងតម្លៃទីផ្សារ និង ៣) ទ្រព្យសកម្មសន្ទនីយភាពមិនអាចប្តូរជាសាច់ប្រាក់នឹងមិនអាចលក់បាននៅពេលវេលាណាមួយ ដោយសារគ្មានអ្នកទិញ។

គោលបំណងក្នុងការគ្រប់គ្រងហានិភ័យសន្ទនីយភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ គឺដើម្បីធានាឱ្យបានថា សម្ព័ន្ធធនាគារ និងធនាគារ អាចបំពេញកាតព្វកិច្ចលើតម្រូវការសាច់ប្រាក់របស់ខ្លួនទាន់ពេលវេលា និងគ្រប់គ្រងបែបបទចំណាយប្រកបដោយប្រសិទ្ធភាពខ្ពស់។ មកទល់កាលបរិច្ឆេទនៃរបាយការណ៍នេះ គោលនយោបាយគ្រប់គ្រងសាច់ប្រាក់ងាយស្រួលនិងប្រភពទុនរបស់សម្ព័ន្ធធនាគារ និងធនាគារ គឺដើម្បីរក្សាឱ្យបានល្អនូវទ្រព្យសកម្មសន្ទនីយភាពដែលមានគុណភាពខ្ពស់ និងពិពិធកម្មនៃទ្រព្យសកម្មសន្ទនីយភាព និងប្រភពទុន ទោះស្ថិតក្រោមលក្ខខណ្ឌអាជីវកម្មធម្មតា និងស្ថានភាពលំបាកក៏ដោយ។ ដោយសារសក្តានុពលនៃប្រព័ន្ធចែកចាយ និងការផ្តោតសំខាន់លើយុទ្ធសាស្ត្រទីផ្សារ សម្ព័ន្ធធនាគារ និងធនាគារអាចរក្សាបាននូវពិពិធកម្មនៃប្រាក់បញ្ញើស្នូល មានដូចជាប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើតាមតម្រូវការ និងប្រាក់បញ្ញើមានកាលកំណត់។ ទាំងអស់នេះបាន ផ្តល់ដល់សម្ព័ន្ធធនាគារ និងធនាគារនូវស្ថេរភាពយ៉ាងរឹងមាំនៃមូលនិធិស្នូល។

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាព

ការទទួលខុសត្រូវលើការត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យសន្ទនីយភាពពីមួយថ្ងៃទៅមួយថ្ងៃ ត្រូវបានផ្ទេរសិទ្ធិទៅ ALCO ដែលត្រូវរាយការណ៍ជូនទៅគណៈកម្មាធិការប្រតិបត្តិជារៀងរាល់ខែ។

ការគ្រប់គ្រងហានិភ័យសន្ទនីយភាពពីមួយថ្ងៃទៅមួយថ្ងៃ ការិយាល័យរតនាភិបាល ត្រូវធានាឱ្យបាននូវមូលនិធិគ្រប់គ្រាន់ ដើម្បីបំពេញកាតព្វកិច្ចទូទាត់ និងការបង់សងរបស់ខ្លួនក្នុងថ្ងៃឱ្យទាន់ពេលវេលា។

គោលនយោបាយហានិភ័យសន្ទនីយភាព៖

- គ្រប់ពេលអ្នកគ្រប់គ្រងជាន់ខ្ពស់នៃការិយាល័យរតនាភិបាល ត្រូវធានាឱ្យបាននូវរាល់ប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលមានតម្រូវការប្រើប្រាស់មូលនិធិ និងអាចបំពេញតម្រូវការបានទាន់ពេលទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ ការិយាល័យរតនាភិបាល ត្រូវធ្វើស្រួសស្រួលលើស្ថានភាពហានិភ័យសន្ទនីយភាពរបស់ខ្លួនប្រចាំថ្ងៃ។
- អ្នកគ្រប់គ្រងជាន់ខ្ពស់នៃការិយាល័យរតនាភិបាល បានបង្កើតក្របខណ្ឌក្នុងការត្រួតពិនិត្យហានិភ័យ និងនីតិវិធីដើម្បីធានាឱ្យបានគ្រប់ពេលនូវសន្ទនីយភាពគ្រប់គ្រាន់ ក្នុងនោះរួមបញ្ចូលការកាន់កាប់ទ្រព្យសកម្មដែលមិនជាប់កាតព្វកិច្ចដើម្បីរក្សាជំហនៅពេលដែលមានព្រឹត្តិការណ៍តានតឹង រួមមានការបាត់បង់ប្រភពសាច់ប្រាក់ដូចជា ប្រាក់បញ្ញើ ប្រាក់កម្ចី និងការបង្កើនដើមទុន និងដែលហានិភ័យសន្ទនីយភាពត្រូវបានចាត់ចែងស្របតាមតម្រូវការរបស់ក្រុមប្រឹក្សាភិបាល។
- ការធ្វើស្រួសស្រួល ត្រូវបានអនុវត្តយ៉ាងទៀងទាត់ដើម្បីធ្វើការវាយតម្លៃពីសេណារីយ៉ូផ្សេងៗ ដែលរួមមាន រយៈពេលខ្លី មធ្យម វែង ភាពតានតឹងរបស់ស្ថាប័នជាក់លាក់ និងទីផ្សារទាំងមូល ដែលអាចនាំឱ្យសម្ព័ន្ធធនាគារ និងធនាគារ មានហានិភ័យសន្ទនីយភាព។
- ការិយាល័យរតនាភិបាលត្រូវធ្វើការកំណត់ ត្រួតពិនិត្យតាមដាន គ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទាក់ទងសន្ទនីយភាព ជាប្រចាំថ្ងៃដែលមានការត្រួតពិនិត្យរយៈពេលខ្លី មធ្យម និងវែងឆ្នងដែល ដែលជារយៈពេលសំខាន់សម្រាប់ការគ្រប់គ្រងសន្ទនីយភាព។ ការិយាល័យរតនាភិបាលត្រូវបង្កើត និងអនុវត្តស្រួសស្រួលទៅលើលំហូរសាច់ប្រាក់ដែលបានព្យាករណ៍។ ហើយទិន្នន័យដែលទទួលបានត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ជាព័ត៌មានពីផែនការយថាភាពមូលនិធិរបស់សម្ព័ន្ធធនាគារ និងធនាគារ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.៣ ហានិភ័យសន្ទនីយភាព (ត)

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាព (ត)

គោលនយោបាយហានិភ័យសន្ទនីយភាព(ត)

- សម្ព័ន្ធធនាគារ និងធនាគាររួមបញ្ចូលថ្លៃដើមសន្ទនីយភាព អត្ថប្រយោជន៍ និងហានិភ័យក្នុងការកំណត់ថ្លៃក្នុងការវាស់ស្ទង់លទ្ធផល និងដំណើរការអនុម័តផលិតផល ឬសេវាកម្មថ្មីៗ សម្រាប់សកម្មភាពអាជីវកម្មសំខាន់ៗទាំងអស់ (ទាំងនៅក្នុង និងក្រៅតារាងតុល្យការ) ដើម្បីឱ្យស្របគ្នាជាមួយនឹងអត្ថប្រយោជន៍ពីហានិភ័យដែលអាចទទួលយកបានពីផ្នែកអាជីវកម្មនីមួយៗនិងហានិភ័យសន្ទនីយភាពដែលប៉ះពាល់ដល់សកម្មភាពអាជីវកម្ម។

កម្រិតកំណត់ហានិភ័យសន្ទនីយភាព

- តាមដានជាប្រចាំនូវកម្រិតកំណត់ដោយបទប្បញ្ញត្តិ ស្តីពីអនុបាតក្របខណ្ឌសន្ទនីយភាព (“LCR “)។
- គ្រប់ពេលវេលា សម្ព័ន្ធធនាគារ និងធនាគារនឹងមាន កម្រិតកំណត់ផ្ទៃក្នុងមួយ ដែលមានកម្រិតខ្ពស់ជាងកម្រិតកំណត់ដោយបទប្បញ្ញត្តិ ដើម្បីឱ្យមានកម្រិតសុវត្ថិភាព និងដើម្បីធានា ការអនុវត្តទៅនឹងកម្រិតកំណត់ជាបទប្បញ្ញត្តិយ៉ាងពេញលេញ។
- ការកំណត់កម្រិត កំណត់ផ្ទៃក្នុង គឺជាឆន្ទានុសិទ្ធិក្នុងការសម្រេចចិត្តរបស់ ALCO ហើយការកំណត់នេះ ទាមទារឱ្យមានទាំងពីរ ១) បង្ហាញហេតុផលនៅក្នុងកំណត់ហេតុប្រជុំ ALCO និង ២) ការអនុម័តជាផ្លូវការដោយប្រធាននាយកប្រតិបត្តិ។
- រីសកលើវែន(Risk Tolerance)/កម្រិតកំណត់ផ្ទៃក្នុងត្រូវតែពិនិត្យឡើងវិញ យ៉ាងហោចណាស់ មួយឆ្នាំម្តង ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពហិរញ្ញវត្ថុនិងសមត្ថភាពក្នុងស្វែងរកប្រភពទុន។
- នាយកដ្ឋាន និងការិយាល័យពាក់ព័ន្ធ គួរតែរាយការណ៍ឱ្យបានទៀងទាត់ និងត្រួតពិនិត្យតាមដានហានិភ័យមិនអនុលោមទៅតាមកម្រិតកំណត់។ រាល់ការបំពានណាមួយនៃកម្រិតកំណត់ផ្ទៃក្នុងគួរតែត្រូវរាយការណ៍ទៅកាន់ ALCO ដើម្បីចាត់វិធានការការពារ និងត្រូវធ្វើការរាយការណ៍ទៅប្រធាននាយកប្រតិបត្តិដើម្បីធ្វើការអនុម័ត។
- គ្រប់ពេលវេលា សម្ព័ន្ធធនាគារ និងធនាគារ នឹងមានផែនការយថាភាព ដើម្បីអនុវត្តនៅពេលដែលវាត្រូវបានយល់ឃើញដោយថ្នាក់គ្រប់គ្រងពីកម្រិតសុវត្ថិភាពមិនមានភាពគ្រប់គ្រាន់ និងមានហានិភ័យដែលបណ្តាលមកពីកម្រិតកំណត់ដោយបទប្បញ្ញត្តិទៅលើសន្ទនីយភាព អាចនឹងត្រូវបានបំពាន។ ផែនការយថាភាពបែបនេះ គួរតែត្រូវមានគ្រប់គ្រាន់ ដើម្បីធានាថា កម្រិតកំណត់ដោយបទប្បញ្ញត្តិទៅលើសន្ទនីយភាពនឹងមិនត្រូវបានបំពាន។
- ក្នុងករណីសម្ព័ន្ធធនាគារ និងធនាគារជួបប្រទះនឹងកង្វះសាច់ប្រាក់ងាយស្រួលធ្ងន់ធ្ងរ ធនាគារត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជាជាបន្ទាន់ និងបង្ហាញនូវសកម្មភាពដែលនឹងត្រូវអនុវត្តដើម្បីដោះស្រាយស្ថានភាពនេះ។

ធនាគារ បានបង្កើតនូវក្របខណ្ឌគ្រប់គ្រងហានិភ័យសន្ទនីយភាពប្រកបដោយភាពរឹងមាំ និងទូលំទូលាយដោយអនុលោមតាមប្រកាសលេខ ធ៧-០១៧-៣០១ ប្រ.ក របស់ធនាគារជាតិ នៃកម្ពុជា ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីក្របខណ្ឌគ្រប់គ្រងហានិភ័យសន្ទនីយភាព ដែល រួមមាន រីសអាប៉ែត (Risk Appetite) រីសកលើវែន (Risk Tolerance) គោលនយោបាយសូចនាករផ្តល់សញ្ញាជាមុន (early warning indicators) និងយន្តការត្រួតពិនិត្យ ដែលត្រូវបានពិនិត្យ និងអនុម័តដោយ BRIC និងអនុម័តដោយក្រុមប្រឹក្សាភិបាល។ ធាតុផ្សំសំខាន់ៗនៃក្របខណ្ឌនេះ គឺដើម្បីធានាថា ធនាគារ រក្សានូវសន្ទនីយភាពគ្រប់គ្រាន់គ្រប់ពេលវេលា រួមទាំងការកាន់កាប់ទ្រព្យសកម្មមិនជាប់កាតព្វកិច្ច ដើម្បីរក្សាជំហ ទប់ទល់នឹងព្រឹត្តិការណ៍ស្រ្តែស រួមទាំងការបាត់បង់ប្រភពមូលនិធិទាំងក្នុងស្រុក (ដូចជាប្រាក់បញ្ញើ) ឬខាងក្រៅ (ដូចជាប្រាក់កម្ចី ឬការបង្កើនមូលធនបន្ថែម) និងបញ្ហាផ្សេងទៀត។ ធនាគារធានាថាសកម្មភាពអាជីវកម្មត្រូវបានផ្តល់មូលនិធិ ជាចម្បង ជាមួយ ប្រភពទុនដែលមានស្ថេរភាព លើមូលដ្ឋានបន្តនិរន្តរភាព។

អ្នកគ្រប់គ្រង បានរៀបចំសូចនាករផ្តល់សញ្ញាជាមុន ដើម្បីជាជំនួយដល់ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាពប្រចាំថ្ងៃរបស់ខ្លួន ក្នុងការ កំណត់សញ្ញានៃការកើនឡើងហានិភ័យ ឬភាពងាយរងគ្រោះនៃស្ថានភាពហានិភ័យ សន្ទនីយភាព ឬតម្រូវការប្រភពទុនជាចាំបាច់របស់គ្រឹះស្ថាន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.៣ ហានិភ័យសន្ទនីយភាព (ត)

(ក) ដំណើរការគ្រប់គ្រងហានិភ័យសន្ទនីយភាព (ត)

កម្រិតកំណត់ហានិភ័យសន្ទនីយភាព៖ (ត)

ផែនការការផ្តល់ប្រភពទុនជាយថាភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ ផ្តល់ជាសញ្ញានិងផ្តល់លទ្ធភាពដល់អ្នកគ្រប់គ្រង ដើម្បីធ្វើការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ក្នុងពេលដែលមានវិបត្តិសន្ទនីយភាព និងស្ថិតក្រោមលក្ខខណ្ឌទីផ្សារ អសកម្ម។ គោលបំណងនៃផែនការផ្តល់ប្រភពទុនយថាភាព គឺដើម្បីធានាថា សម្ព័ន្ធធនាគារ និងធនាគារ មានក្របខណ្ឌមួយដើម្បី ចាត់ចែងសន្ទនីយភាពឱ្យមានភាពគ្រប់គ្រាន់ និងមានភាពរឹងមាំ ទោះស្ថិតក្នុងពេលមានវិបត្តិសន្ទនីយភាពដោយផ្អែកទៅលើលទ្ធផល នៃការសាកល្បងស្ថានភាពលំបាកនៃសន្ទនីយភាព។

សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការវាស់វែង តាមដាន និងចាត់ចែងស្ថានភាពសន្ទនីយភាពអនុលោមតាមច្បាប់ស្តីពីអនុ បាតក្របខណ្ឌសន្ទនីយភាព។

គោលបំណងនៃអនុបាតក្របខណ្ឌសន្ទនីយភាពផ្តោតលើ ការបង្កើនភាពធន់រយៈពេលខ្លី (Short-Term Resilience) ចំពោះ ហានិភ័យសន្ទនីយភាពរបស់គ្រឹះស្ថាននីមួយៗ ដោយធានាថាគ្រឹះស្ថានទាំងនោះមានបរិមាណទ្រព្យសកម្មសន្ទនីយភាពគ្រប់គ្រាន់មិនជាប់ កាតព្វកិច្ច ដែលអាចបំប្លែងជាសាច់ប្រាក់ដោយមិនខាតបង់ ឬខាតបង់តិចតួចពីតម្លៃនៅលើទីផ្សារដើម្បីបំពេញតម្រូវការសន្ទនីយភាព របស់ខ្លួន ក្នុងស្រ្តូសសេណារីយ៉ូ (Stress Scenario) សម្រាប់រយៈពេល ៣០ថ្ងៃ និងធានាថាត្រូវបានវិធានការកែតម្រូវបន្ទាន់ ដោយ អ្នកគ្រប់គ្រង នៅពេលដែលអនុបាតក្របខណ្ឌសន្ទនីយភាពនេះ ធ្លាក់ចុះក្នុងកម្រិតកំណត់ អប្បបរមា។

សម្ព័ន្ធធនាគារ និងធនាគារក៏ប្រើប្រាស់ឧបករណ៍មួយចំនួនដូចជា៖ អនុបាតសន្ទនីយភាព ការវិភាគគម្លាតសន្ទនីយភាព កម្រិតសុវត្ថិភាព (Safety Margin) និងការព្យាករណ៍លំហូរសាច់ប្រាក់ប្រចាំខែ ដើម្បីធ្វើការវាស់វែង តាមដាន និងចាត់ចែងស្ថានភាព សន្ទនីយភាពរបស់ខ្លួន។ ជាងនេះទៅទៀតសម្ព័ន្ធធនាគារ និងធនាគារក៏ធ្វើដំណើរការអនុវត្តសាកល្បងស្ថានភាពលំបាកនៃសន្ទនីយ ភាពជារៀងរាល់ថ្ងៃ និងប្រចាំខែ ក្នុងគោលបំណងដើម្បីកំណត់អត្តសញ្ញាណ និងបរិមាណនៃផលប៉ះពាល់ទៅនឹងភាពលំបាកនៃ សន្ទនីយភាពដែលអាចកើតមាននាពេលអនាគត ហើយការវិភាគលើផលប៉ះពាល់ដែលអាចកើតមានទៅលើលំហូរសាច់ប្រាក់ ស្ថានភាពសន្ទនីយភាព ប្រាក់ចំណេញ និងសាធារណៈ។

(ខ) ដំណើរការកម្រិតទុន

ប្រភពសន្ទនីយភាពចម្បងរបស់សម្ព័ន្ធធនាគារ និងធនាគារ បានមកពីដើមទុនបានបង់របស់ភាគហ៊ុនិក ប្រាក់កម្ចី បំណុល បន្ទាប់បន្សំ ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន។ អ្នកគ្រប់គ្រងត្រួតពិនិត្យប្រភពសន្ទនីយ ភាពប្រចាំថ្ងៃយ៉ាងទៀងទាត់ តាមរយៈការត្រួតពិនិត្យលើឥណ្ឌូប្រតិទាននៃប្រាក់បញ្ញើមានកាលកំណត់ និងអតិថិជនប្រាក់បញ្ញើមាន សក្តានុពល។ ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំរបស់សម្ព័ន្ធធនាគារ និងធនាគារ ក៏ត្រូវបានត្រួតពិនិត្យប្រចាំថ្ងៃពីអ្នកគ្រប់គ្រងផងដែរទៅ លើ ការប្រាក់ ការសងត្រឡប់ទៅវិញនូវប្រាក់ដើម និងឥណ្ឌូប្រតិទាន។

(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (Non-derivative cash flow)

តារាងខាងក្នុងទំព័របន្ទាប់ បង្ហាញពីលំហូរសាច់ប្រាក់ត្រូវបង់ក្រោមបំណុល និងទ្រព្យសកម្មហិរញ្ញវត្ថុមិននិស្សន្ទ (non- derivative financial liabilities and assets) ប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាពដោយរួមបញ្ចូលគ្នាដោយផ្អែកតាម ឥណ្ឌូប្រតិទានលើកិច្ចសន្យាដែលនៅសល់ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍។ ចំនួនដែលបានបង្ហាញនៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា ដែលបានមិនធ្វើអប្បបរមាឡើយ ហើយសម្ព័ន្ធធនាគារ និងធនាគារគ្រប់គ្រងហានិភ័យសន្ទនីយ ភាពដែលធ្លាប់ជាមួយ ដោយផ្អែកតាមលំហូរសាច់ប្រាក់ជាប់កិច្ចសន្យាដែលមិនបានធ្វើអប្បបរមាទាំងនោះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.៣ ហានិភ័យសន្ទនីយភាព (ត)

(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (ត)

	សម្ព័ន្ធធនាគារ						
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ៦ខែ ដុល្លារអាមេរិក	៦ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤							
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៤១.២៧៦.៧០៣	២៩.៤១៧.២០៨	៨៩.១៨១.៧៧៨	១៤.៧៨២.៤៩៩	៦១.៤៩៦.១៧៥	១០៧.១៥៤.៤២៨	៤៤៣.៧០៥.១៩១
ប្រាក់បញ្ញើរបស់អតិថិជន	៤.២២៦.៥២៧.៦៦៣	៦៧៣.៦១៣.៣៦៦	៩៤៦.៩២៣.៧៣៣	១.០៩៥.៨០៦.៩៩៦	៩៣៨.២៣១.៤៩៤	៦៦.២៩១.៧៦៧	៧.៩៤៧.៣៩៥.០១៩
បំណុលគតិសន្យា	១.២៦៩.៧២៧	២.២៩៤.៦៤៦	៣.០៤១.៨២២	៦.០៤៥.៨២៩	២៣.៨៦២.៥៧៦	៤.៨៥៧.៩២០	៤១.៣៧២.៥២០
ប្រាក់កម្ចី *	១.០៧៣.៣៦២	១៦.៤១៣.៧៩៤	៨៤.៨៥៥.៨៦៧	៣៩៤.៥៩៧.០០៦	២៤៣.៨៩១.៧០៥	៨៩៨.៧៤៤	៧៤១.៧៣០.៤៧៨
បំណុលបន្ទាប់បន្សំ *	-	១៤.៧១២.៨៦៤	១.២៤២.២៩៧	៥៥.៧៤៣.៩៣៥	១០១.៦០៥.៣៦៨	៦៥.៧២២.៤៩១	២៣៩.០២៦.៩៥៥
បំណុលហិរញ្ញវត្ថុផ្សេងៗ	៥២.៧២៣.៩៨៨	១២.០៣៦	១៦៦.០៨៣	១៧៧.៧៣២	៨៩.៧២៧	-	៥៣.១៦៩.៥៦៦
បំណុលហិរញ្ញវត្ថុសរុប (តណប្រតិទានក្នុងកិច្ចសន្យា)	៤.៤២២.៨៧១.៤៤៣	៧៣៦.៨៦៣.៩១៤	១.១២៥.៤១១.៥៨០	១.៩៦៧.១៥៤.៣៩៧	១.៣៦៩.១៧៧.០៤៥	២៤៤.៩២៥.៣៥០	៩.៤៦៦.៤០៣.៧២៩
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១៧.៩៦១.២៤០.៩៣០	២.៩៩២.៤០៤.៣៥៥	៤.៥៧០.២៩៦.៤២៦	៦.៣៦៤.២១៤.០០៦	៥.៥៦០.២២៧.៩៨០	៩៩៤.៦៤១.៨៤៦	៣៨.៤៤៣.០៦៥.៥៤៣
ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាព (តណប្រតិទានក្នុងកិច្ចសន្យា)	៣.០៩៣.២៣២.៤០៧	៤៥៥.៣៩២.៦៤៧	៥៦៨.៥០៩.១៩១	៩៥៦.៧២២.៩៤៤	៤.៨៤៦.៤១០.៩៦៣	១.៤៣០.០៣៤.៥៣០	១១.៧៥០.៣០២.៦៨២
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១២.៥៦១.៦៦១.៨០៧	១.៨៤៩.៣៤៩.៥៣៩	២.៣០៨.៧១៥.៨២៥	៣.៤៨៥.២៥១.៨៧៦	១៩.៦៨១.២៧៨.៩២១	៧.៤៣១.៧៧០.២២៦	៤៧.៧១៧.៩៧៥.១៩៤
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៦០.៣៧១.៧២១	៦៦.១០៥.២៧៧	៤០.៥១៧.៣៤៥	៣៨.៧៣៣.៤៦៦	៦៨.៧៤១.៦៧០	១០៥.៦៤៧.៨៨៥	៤៨០.១១៧.៣០៤
ប្រាក់បញ្ញើរបស់អតិថិជន	៣.៥៥៥.៤៣៥.៤៨៩	៦២៩.៤២៣.១៦១	៥៥៤.២៤៥.៥៤៦	១.១៧២.៨៦៩.៩១១	១.០៧៧.២១០.០៦២	៧៤.២៣៩.៧៧៥	៧.០៦៣.៤២៣.៩៤៤
បំណុលគតិសន្យា	១.២៨៦.៣១៦	១.៨៥៦.០០៨	៣.៣៤៥.៧០៨	៦.០០៨.០៦៥	២២.៣៤០.៥៨៨	៣.០៥៥.៥៧៩	៣៧.៨៨៦.៨៦៤
ប្រាក់កម្ចី *	៦.១៦៧.៦១៤	៩៣.៨៣០.២៣៩	១៨.៩១៤.៥១១	៩១.៣៨៩.០៦៣	៧៧០.៤៣១.៩៥២	២៤.៦៩៩.៥៧៧	១.០០៥.៤៣២.៩៥៦
បំណុលបន្ទាប់បន្សំ *	-	-	១៩.៥៦៨.៧៥៤	១៥.៩៤៣.៣៣៤	៧៦.៨៤២.៤៣៥	៤០.៨៤០.០៦២	១៥៣.២២២.៥៨៥
បំណុលហិរញ្ញវត្ថុផ្សេងៗ	៤៣.០៤៤.៧៧៧	២៨៤.៤២៦	៥.៣៥៧	២៥៦.៤៤៨	-	-	៤៣.៥៩១.០០៨
បំណុលហិរញ្ញវត្ថុសរុប (តណប្រតិទានក្នុងកិច្ចសន្យា)	៣.៧៦៦.៣០៥.៩១៧	៧៩១.៤៩៣.៧១១	៦៣៦.៥៩៧.២២១	១.៣២៥.២០០.២៨៧	២.០១៥.៥៦៦.៧០៧	២៤៨.៤៩០.៨៧៨	៨.៧៨៣.៦៥៤.៧២១
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១៥.៣៨៥.៣៥៩.៦៧១	៣.២៣៣.២៥១.៨០៩	២.៦០០.៤៩៩.៦៤៨	៥.៤១៣.៤៤៣.១៧២	៤.២៣៣.៥៥៩.៩៩៨	១.០១៥.០៨៥.២៣៧	៣៥.៨៨១.២២៥.៥៣៥
ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាព (តណប្រតិទានក្នុងកិច្ចសន្យា)	២.៥៩០.០៥១.៨៥២	៣៨៧.១០៦.០២៩	៥១០.១៣៨.២៨៤	១.០០៧.១៤៨.២៦៣	៤.៨០៦.៨៧៣.៧៣១	១.៤៩៩.៩៩៥.៦៧៧	១០.៨០១.៣១៣.៨៣៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១០.៥៨០.៣៦១.៨១៧	១.៥៨១.៣២៨.១២៨	២.០៨៣.៩១៤.៨៩០	៤.១១៤.២០០.៦៥៤	១៩.៦៣០.០៧៩.១៩១	៦.១២៧.៤៨៥.៣៤១	៤៤.១២៣.៣៦៧.០២១

* សមតុល្យរួមបញ្ចូលនូវការប្រើប្រាស់ប្រាក់កម្ចី ទាំងអស់រួមបញ្ចូលនូវអត្រាការប្រាក់អចេរ ត្រូវបានផ្លាស់ប្តូរដោយផ្អែកលើអត្រាការប្រាក់អចេរ ដែលបានកំណត់នាការិយបរិច្ឆេទដែលបានបញ្ចប់នៃរបាយការណ៍។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.៣ ហានិភ័យសន្ទនីយភាព (ត)

(គ) លំហូរសាច់ប្រាក់មិននិស្សន្ទ (ត)

	ធនាគារ						
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ៦ខែ ដុល្លារអាមេរិក	៦ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤							
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៣៩.១៨៥.៥៨៧	១៤.៣៩៦.៤១៦	៧៦.៩៩១.៨២៥	១០.៩៦១.២៦៩	៦១.១១៩.១៦៨	១០៧.១៥៤.៤២៨	៤០៩.៨០៨.៦៩៣
ប្រាក់បញ្ញើរបស់អតិថិជន	៤.១៨៣.២៨៧.៣៦៥	៦៦៦.១៧២.៧១៤	៩៣៣.១៨៩.៧៥៣	១.០៦៩.០៩០.៧០៨	៩១៨.២៩៧.២២០	៦២.៤៧៩.៩៦៣	៧.៨៣២.៥១៧.៧២៣
បំណុលគតិសន្យា	១.២៤១.៥៤៣	២.២៤៧.៥៧៤	២.៩៩២.៣៧១	៥.៩៤៤.៨៨២	២២.៧២៨.៤៦៩	១.៨២០.៨៤៦	៣៦.៩៧៥.៦៨៥
ប្រាក់កម្ចី *	៩៩៤.៥៣០	១១.៩១៩.៦៥៨	៨៣.៨២៧.៩១០	៣៩០.២៤៦.៩៧១	២៣៩.៥២២.៦៣២	៨៩៨.៧៤៤	៧២៧.៤១០.៤៤៥
បំណុលបន្ទាប់បន្សំ *	-	១៤.៧១២.៨៦៤	១.២៤២.២៩៧	៥៥.៧៤៣.៩៣៥	១០១.៦០៥.៣៦៨	៦៥.៧២២.៤៩១	២៣៩.០២៦.៩៩៥
បំណុលហិរញ្ញវត្ថុផ្សេងៗ	៥២.១៣០.១៩៤	-	១៤៣.០១០	៤.៩៥០	-	-	៥២.២៧៨.១៥៤
បំណុលហិរញ្ញវត្ថុសរុប (ឥណ្ឌូប្រតិទានក្នុងកិច្ចសន្យា)	៤.៣៧៤.៨៣៩.២១៩	៧០៩.៤៤៩.២២៦	១.០៩៨.៣៨៧.១៦៦	១.៩៣១.៩៩២.៧១៥	១.៣៤៣.២៧២.៨៥៧	២៣៤.០៧៦.៤៧២	៩.២៩៨.០១៧.៦៥៥
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១៧.៧៧៤.៣៤៤.០៦៨	២.៨៤១.០៧៣.៣០៧	៤.៤៦០.៥៥០.២៨១	៦.២២១.៤២២.៤១៦	៥.៤៥៥.០៣១.០៧២	៩៦៦.៧២៥.៥៥៣	៣៧.៧៩៩.២៤៩.៦៩៧
ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាព (ឥណ្ឌូប្រតិទានក្នុងកិច្ចសន្យា)	៣.០២៩.១១៨.៣៥០	៤៤២.៦៤៥.៨៤៦	៥៤៨.៣២៧.២៨៤	៩២៤.៣៧២.៥៨២	៤.៧៣៨.៦៩៥.០៦៣	១.៨២៤.៣៨៣.៣០៨	១១.៥០៧.៥៤២.៤៣៣
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១២.៣០១.២៤៩.៦១៩	១.៧៩៧.៥៨៤.៧៨១	២.២២៦.៧៥៧.១០០	៣.៧៥៣.៨៧៧.០៥៦	១៩.២៤៣.៨៤០.៦៥១	៧.៤០៨.៨២០.៦១៤	៤៦.៧៣២.១២៩.៨២១
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៥៨.៥៦៧.៤៣៧	៦០.២០៧.៩៣៧	៣១.៥៧១.៥៧៩	២២.០៥៥.៤៣២	៦៧.៣៥១.៦០៣	១០៥.៦៤៧.៨៨៥	៤៤៥.៤០១.៨៧៣
ប្រាក់បញ្ញើរបស់អតិថិជន	៣.៥១៦.៧៧២.៦៧៩	៦២២.២៦៣.៤៨៤	៥៤៤.៥៦០.៨៦៧	១.១៥៦.៤៣៧.៧៨៤	១.០៥៤.៤០៩.៤៣៦	៦៩.៣៤៣.៣០៩	៦.៩៦៣.៧៨៧.៥៥៩
បំណុលគតិសន្យា	១.២៣៩.៧៥៤	១.៨០៩.៤៥៦	៣.១៧៤.៣៣៧	៥.៨៤៦.៦៥៥	២១.៤០០.២២៧	២២៨.៥៣៣	៣៣.៦៩៨.៩៦២
ប្រាក់កម្ចី *	៦.១៦៧.៦១៣	៩០.០៥៧.០១០	១៦.៩៣១.១៤៧	៨៥.៧៨១.៣៣៤	៧៦.៤២៧.៤៤២	២៤.១៥៧.០៩២	៩៨៧.៣៧២.៦៣៨
បំណុលបន្ទាប់បន្សំ *	-	-	១៩.៥៦៨.៧៥៤	១៥.៩៤៣.៣៣៤	៧៦.៨៤២.៤៣៥	៤០.៨៤៨.០៦២	១៥៣.២០២.៥៨៥
បំណុលហិរញ្ញវត្ថុផ្សេងៗ	៤២.២៣៨.៨៥២	២៥១.០៦៦	-	-	-	-	៤២.៤៨៩.៩១៨
បំណុលហិរញ្ញវត្ថុសរុប (ឥណ្ឌូប្រតិទានក្នុងកិច្ចសន្យា)	៣.៧២៤.៩៨៦.៣៣៥	៧៧៤.៥៨៨.៩៥៣	៦១៥.៨៦៦.៦៨៤	១.២៨៦.០៦៤.៥៣៩	១.៩៨៤.២៨២.១៤៣	២៤០.២២៤.៨៨១	៨.៦២៥.៩៥៣.៥៣៥
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១៥.២១៦.៥៦៩.០៧៨	៣.១៦៤.១៩៩.៨៧៣	២.៥១៥.៥៧០.៣០៤	៥.២៥៣.៥៧៣.៦៤២	៤.១០៥.៧៩២.៥៥៤	៩៨១.៣១៨.៦៣៩	៣៥.២៣៧.០២០.១៩០
ទ្រព្យសកម្មប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាព (ឥណ្ឌូប្រតិទានក្នុងកិច្ចសន្យា)	២.៥៣៣.៧៤៩.២៧៥	៣៧៣.២១៧.១២៤	៤៩១.៥០០.៣៥៩	៩៧៩.១១១.១៤៣	៤.៦៩៩.២១២.០៩៣	១.៤៩៣.៤៦០.៩៦៧	១០.៥៧០.២៥០.៩៦១
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១០.៣៥០.៣៦៥.៧៨៨	១.៥២៤.៥៩១.៩៥២	២.០០៧.៧៧៨.៩៦៧	៣.៩៩៩.៦៦៩.០១៩	១៩.១៩៦.២៨១.៤០០	៦.១០០.៧៨៤.០៥០	៤៣.១៧៩.៤៧៥.១៧៦

* សមតុល្យរូបិយប័ណ្ណមិនមែននិស្សន្ទ ទាំងអស់រួមបញ្ចូលនូវអត្រាការប្រាក់អចេរ ត្រូវបានផ្លាស់ប្តូរដោយផ្អែកលើអត្រាការប្រាក់អចេរ ដែលបានកំណត់នាការិយបរិច្ឆេទដែលបានបញ្ចប់នៃរបាយការណ៍។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.៣ ហានិភ័យសន្ទនីយភាព (ត)

(ឃ) ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

តារាងខាងក្រោមជាព័ត៌មានលម្អិតអំពីការវិភាគទៅលើសន្ទនីយភាពរបស់សម្ព័ន្ធធនាគារ និងធនាគារទៅលើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ។ តារាងត្រូវបានរៀបចំឡើងដោយផ្អែកលើលំហូរ-ចូល/លំហូរចេញនៃសាច់ប្រាក់សុទ្ធដែលមិនបានធ្វើអប្បបរមាទៅលើឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ ដែលបានទូទាត់លើមូលដ្ឋានជាក់ស្តែង ហើយលំហូរចូល ឬលំហូរចេញដុល ដែលមិនបានធ្វើអប្បបរមាទៅលើឧបករណ៍និស្សន្ទទាំងនោះដែលតម្រូវឱ្យមានការទូទាត់សរុបដុល។ សមតុល្យសាច់ប្រាក់ដែលត្រូវទូទាត់ ឬសមតុល្យដែលត្រូវទទួលគឺមិនមានបរិមាណថេរ សមតុល្យដែលបានបង្ហាញត្រូវបានកំណត់តាម យោងទៅលើអត្រាការប្រាក់ដែលបានព្យាករណ៍ទុក ដូចដែលបានបង្ហាញតាមរយៈខ្សែកោងទិន្នផលដែលកើតមានឡើងនាចុងការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ។

	សម្ព័ន្ធធនាគារ				
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤					
កិច្ចសន្យាដោះដូរត្រាការប្រាក់-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់					
- លំហូរសាច់ប្រាក់ចូល	-	(៩៨២.៧៥៤)	(១.៩០១.៨៣៥)	(១.៩៨៩.៨៩០)	-
- លំហូរសាច់ប្រាក់ចេញ	-	៩៧.៩៥៧	១៨៨.៣៣៨	១៩៣.២៣៩	-
ទឹកប្រាក់ទូទាត់សុទ្ធ	-	(៨៨៤.៧៩៧)	(១.៧១៣.៤៩៧)	(១.៧៩៦.៦៥១)	-
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	(៣.៥៩៣.១៦១)	(៦.៩៥៨.៥១១)	(៧.២៩៦.២០០)	-

	សម្ព័ន្ធធនាគារ				
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣					
កិច្ចសន្យាដោះដូរត្រាការប្រាក់-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់)					
- លំហូរសាច់ប្រាក់ចូល	-	(៣៤៥.៦៤៧)	(៩.១១៨.៣៧៤)	(៣.៥៨៥.៦៧២)	-
- លំហូរសាច់ប្រាក់ចេញ	-	៨៥.១៩០	៤.១០៧.១៧២	៣៤១.៥៧៨	-
ទឹកប្រាក់ទូទាត់សុទ្ធ	-	(២៦០.៤៥៧)	(៥.០១១.២០២)	(៣.២៤៤.០៩៤)	-
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	(១.០៦៣.៩៦៧)	(២០.៤៧០.៧៧៧)	(១៣.០៨៨.៧២៤)	-

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.៣ ហានិភ័យសន្ទនីយភាព (ត)

(ឃ) ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ (ត)

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤

កិច្ចសន្យាដោះដូរអត្រាការប្រាក់-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់)

- (លំហូរសាច់ប្រាក់ចូល)

- លំហូរសាច់ប្រាក់ចេញ

ទីក្របាត់ទូទាត់សុទ្ធ

សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)

ធនាគារ					
រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
-	(៩៨២.៧៥៤)	(១.៩០១.៨៣៥)	(១.៩៨៩.៨៩០)	-	(៤.៨៧៤.៤៧៩)
-	៩៧.៩៥៧	១៨៨.៣៣៨	១៩៣.២៣៩	-	៤៧៩.៥៣៤
-	(៨៨៤.៧៩៧)	(១.៧១៣.៤៩៧)	(១.៧៩៦.៦៥១)	-	(៤.៣៩៤.៩៤៥)
-	(៣.៥៩៣.១៦១)	(៦.៩៥៨.៥១១)	(៧.២៩៦.២០០)	-	(១៧.៨៤៧.៨៧២)

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

កិច្ចសន្យាដោះដូរអត្រាការប្រាក់-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់)

- (លំហូរសាច់ប្រាក់ចូល)

- លំហូរសាច់ប្រាក់ចេញ

ទីក្របាត់ទូទាត់សុទ្ធ

សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)

ធនាគារ					
រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
-	(៣៤៥.៦៤៧)	(៩.១១៨.៣៧៨)	(៣.៥៨៥.៦៧២)	-	(១៣.០៤៩.៦៩៧)
-	៨៥.១៩០	៤.១០៧.១៧២	៣៨១.៥៧៨	-	៤.៥៧៣.៩៤០
-	(២៦០.៤៥៧)	(៥.០១១.២០៦)	(៣.២០៤.០៩៤)	-	(៨.៥៧៥.៧៥៧)
-	(១.០៦៣.៩៦៧)	(២០.៤៧០.៧៧៧)	(១៣.០៨៨.៧២៤)	-	(៣៤.៦២៣.៤៦៨)

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.៣ ហានិភ័យសន្ទនីយភាព (ត)

(ង) ខ្ទង់ក្រៅតារាងតុល្យការ

(i) កិច្ចសន្យាឥណទាន និង លិខិតធានា

កាលបរិច្ឆេទនៃចំនួនក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបានអនុម័ត ឲ្យពន្យារឥណទាន ជូនអតិថិជន និងហ្វាស៊ីលីតឺផ្សេងៗត្រូវបានសង្ខេបក្នុងតារាងខាងក្រោម៖

	សម្ព័ន្ធធនាគារ					
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៤						
ចំណែកឥណទានវិបារូបន៍ដែលមិនបានប្រើប្រាស់	២៩៣.៣៧៩.៧៤១	-	-	-	-	២៩៣.៣៧៩.៧៤១
លិខិតធានារបស់ធនាគារ	១៤.៣០៣.៦១៤	៥.៦២៨.៣០០	៣៩.៨១៣.៤៨៥	១១.៦៤៦.៨៩៩	១.៧២១	៧១.៣៩៤.០១៩
លិខិតឥណទាន	១.៥៩១.៩៤០	៣.៤៨២.០០២	១០.៨៤៤.៨៩៨	-	-	១៥.៩១៨.៨៤០
ទឹកប្រាក់ទូទាត់ដុល (ការបង្កើនប័ណ្ណបរិច្ចាគ-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់)						
- (លំហូរសាច់ប្រាក់ចូល)	(១០៣.៨២៩)	-	-	-	-	(១០៣.៨២៩)
- លំហូរសាច់ប្រាក់ចេញ	១០៣.៨៣០	-	-	-	-	១០៣.៨៣០
លំហូរសាច់ប្រាក់សុទ្ធ	១	-	-	-	-	១
សរុប	៣០៩.២៧៥.២៩៦	៩.១១០.៣០២	៥០.៦៥៨.៣៨៣	១១.៦៤៦.៨៩៩	១.៧២១	៣៨០.៦៩២.៦០១
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១.២៥៥.៩៦៦.៩៧៧	៣៦.៩៩៦.៩៣៦	២០៥.៧២៣.៦៩៣	៤៧.២៩៤.០៥៧	៦.៩៨៩	១.៥៤៥.៩៩២.៦៥២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.៣ ហានិភ័យសន្ទនីយភាព (ត)

(ង) ខ្ទង់ក្រៅតារាងតុល្យការ (ត)

(i) កិច្ចសន្យាឥណទាន និង លិខិតធានា (ត)

	សម្ព័ន្ធធនាគារ					
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
ចំណែកឥណទានវិបារូបន៍ដែលមិនបានប្រើប្រាស់	២០៩.៨៥៤.៦៦៩	-	-	-	-	២០៩.៨៥៤.៦៦៩
លិខិតធានារបស់ធនាគារ	១០.៤៣០.០២២	១០.៣៦១.២៩២	៣០.៨៦៤.០៦៥	១៥.៣៥៨.៦២៦	-	៦៧.០១៤.០០៥
លិខិតឥណទាន	៣៥៩.៦៨១	១.៣៤០.២០៣	៦០៣.១៧៨	-	-	២.៣០៣.០៦២
ទឹកប្រាក់ទូទាត់ដុល (ការប្តូររូបិយប័ណ្ណបរទេស-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់)						
- (លំហូរសាច់ប្រាក់ចូល)	-	-	-	-	-	-
- លំហូរសាច់ប្រាក់ចេញ	-	-	-	-	-	-
លំហូរសាច់ប្រាក់សុទ្ធ	-	-	-	-	-	-
សរុប	២២០.៦៤៤.៣៧២	១១.៧០១.៤៩៥	៣១.៤៦៧.២៤៣	១៥.៣៥៨.៦២៦	-	២៧៩.១៧១.៧៣៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៩០១.៣៣២.២៦០	៤៧.៨០០.៦០៧	១២៨.៥៤៣.៦៨៨	៦២.៧៣៩.៩៨៧	-	១.១៤០.៤១៦.៥៤២

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.៣ ហានិភ័យសន្ទនីយភាព (ត)

(ង) ខ្ទង់ក្រៅតារាងតុល្យការ (ត)

(i) កិច្ចសន្យាឥណទាន និង លិខិតធានា (ត)

	ធនាគារ					
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤						
ចំណែកឥណទានវិបារូបន៍ដែលមិនបានប្រើប្រាស់	២៩២.៥២៨.៩៦៨	-	-	-	-	២៩២.៥២៨.៩៦៨
លិខិតធានារបស់ធនាគារ	១៤.៣០៣.៦១៤	៥.៦២៨.៣០០	៣៩.៦១៤.៧៣៧	១១.៦៤៦.៨៩៩	១.៧២១	៧១.១៩៥.២៧១
លិខិតឥណទាន	១.៥៩១.៩៤០	៣.៤៨២.០០២	១០.៨៤៤.៨៩៨	-	-	១៥.៩១៨.៨៤០
ទឹកប្រាក់ទូទាត់ដុល (ការប្តូររូបិយប័ណ្ណបរទេស-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់)						
- (លំហូរសាច់ប្រាក់ចូល)	(១០៣.៨២៩)	-	-	-	-	(១០៣.៨២៩)
- លំហូរសាច់ប្រាក់ចេញ	១០៣.៨៣០	-	-	-	-	១០៣.៨៣០
លំហូរសាច់ប្រាក់សុទ្ធ	១	-	-	-	-	១
សរុប	៣០៨.៤២៤.៥២៣	៩.១១០.៣០២	៥០.៤៥៩.៦៣៥	១១.៦៤៦.៨៩៩	១.៧២១	៣៧៩.៦៤៣.០៨០
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	១.២៥២.៥១១.៩៨៨	៣៦.៩៩៦.៩៣៦	២០៤.៩១៦.៥៧៨	៤៧.២៩៤.០៥៧	៦.៩៨៩	១.៥៤១.៧៣០.៥៤៨

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៣៩. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

៣៩.៣ ហានិភ័យសន្ទនីយភាព (ត)

(ង) ខ្ទង់ក្រៅតារាងតុល្យការ (ត)

(i) កិច្ចសន្យាឥណទាន និង លិខិតធានា (ត)

	ធនាគារ					
	រហូតដល់១ខែ ដុល្លារអាមេរិក	១ខែទៅ៣ខែ ដុល្លារអាមេរិក	៣ខែទៅ១២ខែ ដុល្លារអាមេរិក	១ឆ្នាំទៅ៥ឆ្នាំ ដុល្លារអាមេរិក	លើស៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
ចំណែកឥណទាននីហ្សេប័នដែលមិនបានប្រើប្រាស់	២០៩.៤០៥.០៥២	-	-	-	-	២០៩.៤០៥.០៥២
លិខិតធានារបស់ធនាគារ	១០.៤៣០.០២២	១០.៣៦១.២៩២	៣០.៧៣០.៩៨៣	១៥.៣៥៨.៦២៦	-	៦៦.៨៨០.៩២៣
លិខិតឥណទាន	៣៥៩.៦៨១	១.៣៤០.២០៣	៦០៣.១៧៨	-	-	២.៣០៣.០៦២
ទឹកប្រាក់ទូទាត់ដុល (ការប្តូររូបិយប័ណ្ណប្រទេស-ការការពារហានិភ័យនៃលំហូរសាច់ប្រាក់)						
- (លំហូរសាច់ប្រាក់ចូល)	-	-	-	-	-	-
- លំហូរសាច់ប្រាក់ចេញ	-	-	-	-	-	-
លំហូរសាច់ប្រាក់សុទ្ធ	-	-	-	-	-	-
សរុប	២២០.១៩៤.៧៥៥	១១.៧០១.៤៩៥	៣១.៣៣៤.១៦១	១៥.៣៥៨.៦២៦	-	២៧៨.៥៨៩.០៣៧
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	៨៩៩.៤៩៥.៥៧៤	៤៧.៨០០.៦០៧	១២៨.០០០.០៤៨	៦២.៧៣៩.៩៨៧	-	១.១៧៨.០៣៥.២១៦

(ii) ហ្វាស៊ីលីតធិហិរញ្ញវត្ថុផ្សេងៗ

ហ្វាស៊ីលីតធិហិរញ្ញវត្ថុផ្សេងៗ ក៏ត្រូវបានរួមបញ្ចូលនៅក្នុងតារាងខាងលើដែរ ដោយផ្អែកតាមកាលបរិច្ឆេទក្នុងកិច្ចសន្យាដំបូងគេបង្អស់ដូចបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៣៦ (ឃ)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៤០. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុមានទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដូចមានក្នុងកំណត់សម្គាល់លេខ ៣៩។ សម្ព័ន្ធធនាគារ និងធនាគារមានក្របខណ្ឌ និងគោលនយោបាយ ដែលបានបង្កើតឡើងដែលផ្តល់ការណែនាំទាក់ទងនឹងការពិចារណាជាក់ស្តែង គោលការណ៍ និងវិធីសាស្ត្រវិភាគសម្រាប់ការបង្កើតតម្លៃតាមរបៀបប្រយ័ត្នចំពោះឧបករណ៍ហិរញ្ញវត្ថុដែលបានរស់រវើកដោយ តម្លៃសមស្រប។

តម្លៃសមស្របគឺជាថ្លៃដែលត្រូវទទួលដើម្បីលក់ទ្រព្យសកម្ម ឬបង់ដើម្បីផ្ទេរបំណុលក្នុងប្រតិបត្តិការតាមលេខរៀងប្រតិបត្តិការ រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទរស់រវើក។

ការវាយតម្លៃឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានកំណត់ដោយការយោងទៅសម្រង់តម្លៃនៅក្នុងទីផ្សារសកម្ម ឬដោយប្រើបច្ចេកទេស វាយតម្លៃ ដោយផ្អែកលើធាតុចូលដែលអាចសង្កេតបាន ឬការបញ្ចូលដែលមិនអាចគ្រប់គ្រងបាន។ ការវិនិច្ឆ័យរបស់អ្នកគ្រប់គ្រង ត្រូវ បានអនុវត្តក្នុងការជ្រើសរើស និងអនុវត្តប៉ារ៉ាម៉ែត្រសមស្រប ការសន្មត និងបច្ចេកទេសគំរូដែលការបញ្ចូលប៉ារ៉ាម៉ែត្រខ្លះ ឬទាំងអស់មិន ត្រូវបានគេសង្កេតឃើញក្នុងការទទួលបានតម្លៃជាក់ស្តែង។

ការកែតម្រូវការវាយតម្លៃ គឺជាផ្នែកសំខាន់មួយនៃដំណើរការវាយតម្លៃ។ ការកែតម្រូវការវាយតម្លៃដើម្បីឆ្លុះបញ្ចាំងពីភាពមិន ច្បាស់លាស់នៃការវាយតម្លៃជាទូទៅចំពោះផលិតផលដែលមិនសូវមានលក្ខណៈស្តង់ដារ មិនត្រូវបានគេជួញដូរ និងមានលក្ខណៈ ស្មុគស្មាញ។ ការកែតម្រូវការវាយតម្លៃ សម្ព័ន្ធធនាគារ និងធនាគារអនុវត្តតាមវិធីសាស្ត្រដែលពិចារណាលើកត្តាផ្សេងៗដូចជា សន្ទនីយភាព ការទិញលក់ Spread និងតម្លៃដែលមិនអាចសង្កេត បាន និងធាតុផ្សំនៅក្នុងទីផ្សារ និងភាពមិនច្បាស់លាស់នៅក្នុងការ សន្មត និងប៉ារ៉ាម៉ែត្រ។

សម្ព័ន្ធធនាគារ និងធនាគារបន្តធ្វើឲ្យប្រសើរឡើងនៃការបង្កើត វិធីសាស្ត្រវាយតម្លៃ និងដំណើរការដើម្បីធានាថាការកំណត់ ដ៏សមហេតុផលនៃតម្លៃសមស្រប ។

ការកំណត់តម្លៃសមស្រប

សម្ព័ន្ធធនាគារ និងធនាគារចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុដោយរស់រវើកតាមតម្លៃសមស្រប តាមឋានានុក្រមដូចខាងក្រោម ដែលឆ្លុះបញ្ចាំង ធាតុចូលសំខាន់ៗ ក្នុងការធ្វើការវាយតម្លៃសមស្រប៖

- កម្រិតទី១ ធាតុចូលនៃវិធីសាស្ត្រវាយតម្លៃដែលបាន ដកស្រង់តម្លៃ (មិនទាន់ កែតម្រូវ) ចំពោះទ្រព្យសកម្ម ឬ បំណុលដូចគ្នានៅ ក្នុងទីផ្សារសកម្ម។
- កម្រិតទី២ ធាតុចូលនៃវិធីសាស្ត្រវាយតម្លៃរួមមាន៖
 - សម្រង់តម្លៃសម្រាប់ទ្រព្យសកម្ម និងបំណុលស្រដៀងគ្នានៅក្នុងទីផ្សារសកម្ម។ ឬ
 - សម្រង់តម្លៃសម្រាប់ទ្រព្យសកម្ម និងបំណុលស្រដៀងគ្នា នៅក្នុងទីផ្សារមិនសកម្ម។ ឬ
 - ធាតុចូលដែលអាចសង្កេតបានសម្រាប់ទ្រព្យសកម្ម ឬបំណុល ដោយផ្ទាល់ ឬដោយប្រយោលសម្រាប់រយៈពេល មួយឆ្នាំពេញនៃឧបករណ៍ហិរញ្ញវត្ថុ។
- កម្រិតទី៣ ធាតុចូលមួយ ឬច្រើនទៅលើវិធីសាស្ត្រវាយតម្លៃមិនអាចមើលឃើញច្បាស់ និងសារៈសំខាន់ចំពោះការ រស់រវើក តម្លៃសមស្រប។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ជាកម្រិត១ នៅពេលដែលការវាយតម្លៃផ្អែកលើសម្រង់តម្លៃ សម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នានៅក្នុងទីផ្សារសកម្ម។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៤០. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

ការកំណត់តម្លៃសមស្រប (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថា បានកំពុងស្រង់តម្លៃនៅក្នុងទីផ្សារសកម្ម ប្រសិនបើតម្លៃ អាចរកបានយ៉ាងងាយស្រួលពីប្រភពដែលបានបោះពុម្ពផ្សាយ និងប្រភពអាចទុកចិត្តបានហើយតម្លៃទាំងនោះតំណាងឱ្យប្រតិបត្តិ ការជាក់ស្តែង និងកើតឡើងទៀងទាត់ក្នុងទីផ្សារ នៅលើមូលដ្ឋានជំហោងដៃ (Arm's Length Basis)។

នៅពេលដែលតម្លៃសមស្រប ត្រូវបានកំណត់ដោយប្រើប្រាស់សម្រង់តម្លៃនៃទ្រព្យសកម្មនិងបំណុល ស្រដៀងគ្នានៅក្នុងទី ផ្សារសកម្ម ឬសម្រង់តម្លៃនៃទ្រព្យសកម្ម និងបំណុលដូច គ្នា ឬប្រហាក់ប្រហែលនៅក្នុងទីផ្សារមិនសកម្ម ទ្រព្យសកម្ម និងបំណុល ទាំងនោះ ត្រូវបានចាត់ថ្នាក់ជាកម្រិតទី២។ ក្នុងករណីដែលសម្រង់តម្លៃទូទៅមិនអាចរកបាន សម្ព័ន្ធធនាគារ និងធនាគារកំណត់តម្លៃ សមស្របដោយផ្អែកលើបច្ចេកទេសវាយតម្លៃដែលប្រើប្រាស់ម៉ូដែលត្រូវបានកំណត់ឱ្យបានត្រឹមត្រូវ។ បច្ចេកទេសវាយតម្លៃភាគច្រើនប្រើទិន្នន័យទី ផ្សារដែលអាចអង្កេតបានរាប់បញ្ចូល តែមិនកំណត់ចំពោះខ្សែកោងទិន្នផលតម្លៃភាគហ៊ុន ការប្រែប្រួល និងអត្រាប្តូរប្រាក់បរទេស។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានចាត់ថ្នាក់ជាកម្រិតទី៣ ប្រសិនបើការវាយតម្លៃរបស់ពួកគេរួមបញ្ចូល ធាតុចូលសំខាន់ៗដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន។ ធាតុចូល នេះត្រូវបានកំណត់ដោយផ្អែកលើធាតុចូល ដែលអាចសង្កេតបានមានលក្ខណៈស្រដៀងគ្នាតាមការសង្កេតជាប្រវត្តិសាស្ត្រ ឬបច្ចេកទេសវិភាគផ្សេងៗ។

ប្រសិនបើតម្លៃ ឬសម្រង់តម្លៃមិនអាចរកបានសម្រាប់ឧបករណ៍ ឬឧបករណ៍ប្រហាក់ប្រហែលតម្លៃសមស្រប នឹងត្រូវបានបង្កើត ឡើងដោយប្រើបច្ចេកទេសវាយតម្លៃ ឬ Mark-to-Model។ ការវិនិច្ឆ័យអាចត្រូវបានទាមទារដើម្បីវាយតម្លៃតម្រូវការក្នុង ការកែតម្រូវការ វាយតម្លៃ ដើម្បីឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវនូវប៉ារ៉ាម៉ែត្រដែលមិនអាចសង្កេតបាន។ គំរូវាយតម្លៃក៏ត្រូវពិចារណាលើទិន្នន័យប្រតិបត្តិការ ដែលពាក់ព័ន្ធដូចជាធាតុប្រតិទិន។ បន្ទាប់មកធាតុចូលត្រូវបានកំណត់មូលដ្ឋាន និងបន្ថែមដើម្បីទទួលបានតម្លៃសមស្រប។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៤០. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

ការកំណត់តម្លៃសមស្រប (ត)

តារាងខាងក្រោមបង្ហាញពីតម្លៃសមស្របរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដែលបានវិភាគតាមកម្រិតផ្សេងៗក្នុងឋានានុក្រមនៃតម្លៃសមស្របគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖

(ក) ឧបករណ៍ហិរញ្ញវត្ថុរស់រវើកតាមតម្លៃសមស្រប

	សម្ព័ន្ធធនាគារ				ធនាគារ			
	កម្រិតទី១ ដុល្លារអាមេរិក	កម្រិតទី២ ដុល្លារអាមេរិក	កម្រិតទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្រិតទី១ ដុល្លារអាមេរិក	កម្រិតទី២ ដុល្លារអាមេរិក	កម្រិតទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
កាឆីនិយោគហិរញ្ញវត្ថុ	-	-	១៨៩.៦៧០	១៨៩.៦៧០	-	-	១៨៩.៦៧០	១៨៩.៦៧០
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	៣.៣០១.៨៥៣	-	៣.៣០១.៨៥៣	-	៣.៣០១.៨៥៣	-	៣.៣០១.៨៥៣
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	៣.៣០១.៨៥៣	១៨៩.៦៧០	៣.៤៩១.៥២៣	-	៣.៣០១.៨៥៣	១៨៩.៦៧០	៣.៤៩១.៥២៣
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	១៣.៤០៨.៨២៦	៧៧០.២៥០	១៤.១៧៩.០៧៦	-	១៣.៤០៨.៨២៦	៧៧០.២៥០	១៤.១៧៩.០៧៦
	សម្ព័ន្ធធនាគារ				ធនាគារ			
	កម្រិតទី១ ដុល្លារអាមេរិក	កម្រិតទី២ ដុល្លារអាមេរិក	កម្រិតទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	កម្រិតទី១ ដុល្លារអាមេរិក	កម្រិតទី២ ដុល្លារអាមេរិក	កម្រិតទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
កាឆីនិយោគហិរញ្ញវត្ថុ	-	-	១៨៩.៦៧០	១៨៩.៦៧០	-	-	១៨៩.៦៧០	១៨៩.៦៧០
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	-	៥.៧៤៦.៦៨៦	-	៥.៧៤៦.៦៨៦	-	៥.៧៤៦.៦៨៦	-	៥.៧៤៦.៦៨៦
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	៥.៧៤៦.៦៨៦	១៨៩.៦៧០	៥.៩៣៦.៣៥៦	-	៥.៧៤៦.៦៨៦	១៨៩.៦៧០	៥.៩៣៦.៣៥៦
សមមូលនឹងពាន់រៀល (កំណត់សម្គាល់ ៥)	-	២៣.៤៧៥.២១២	៧៧៤.៨០២	២៤.២៥០.០១៤	-	២៣.៤៧៥.២១២	៧៧៤.៨០២	២៤.២៥០.០១៤

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៤០. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

ការកំណត់តម្លៃសមស្រប (ត)

(ក) ឧបករណ៍ហិរញ្ញវត្ថុរស់រវើកតាមតម្លៃសមស្រប(ត)

ពុំមានការផ្ទេរពីការវាស់វែងនៃតម្លៃសមស្របរវាងកម្រិតទី១ និងកម្រិតទី២ និងពុំមានការផ្ទេរចូល និងចេញកម្រិតទី៣ នៃការវាស់វែងតម្លៃសមស្រប ក្នុងអំឡុងពេល៣ខែ ដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មិនមាន)។

១. ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទរបស់សម្ព័ន្ធធនាគារ និងធនាគារត្រូវបានកំណត់តម្លៃដោយប្រើប្រាស់វិធីសាស្ត្រលំហូរសាច់ប្រាក់ដែលបានធ្វើអប្បបរមា និងត្រូវបានផ្ទៀងផ្ទាត់ជាមួយអ្នកផ្តល់សេវាប្តូរអត្រាការប្រាក់។ នៅក្រោមវិធីសាស្ត្រលំហូរសាច់ប្រាក់ដែលបានធ្វើអប្បបរមា លំហូរសាច់ប្រាក់នាពេលអនាគតត្រូវបានប៉ាន់ស្មានលើអត្រាការប្រាក់នាពេលខាងមុខ (ពីខ្សែកោងទិន្នផលដែលអាចសង្កេត បាននាចុងកាលបរិច្ឆេទនៃរបាយការណ៍) និងអត្រាការប្រាក់ក្នុងកិច្ចសន្យា ត្រូវបានធ្វើអប្បបរមាក្នុងអត្រាដែលឆ្លុះបញ្ចាំងពីហានិភ័យឥណទានរបស់សមភាគីផ្សេងៗ។

២. ការវិនិយោគហិរញ្ញវត្ថុ

ការវិនិយោគហិរញ្ញវត្ថុនៅ FVOCI រួមមានការវិនិយោគរបស់ធនាគារនៅក្នុង Credit Bureau Holding (Cambodia) Ltd មានចំនួន ៥% នៃការវិនិយោគសាច់ប្រាក់មូលធន និង ១% តាមរយៈសមាគមធនាគារនៅកម្ពុជា ដែលមានសមតុល្យ ១៥៣.៥២៩ ដុល្លារអាមេរិក និងការវិនិយោគនៅក្នុង SWIFT ដែលតម្រូវដោយ SWIFT SCRL ចំពោះសមាជិក ទាំងអស់របស់ខ្លួនដែលមានសមតុល្យ ៣៦.១៤១ ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មាន ១៥៣.៥២៩ ដុល្លារអាមេរិក និង ៣៦.១៤១ ដុល្លារអាមេរិករៀងគ្នា)។ មិនមានចំណេញ ឬខាតត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗទេ ដោយសារតម្លៃសមស្របមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។ ការវិនិយោគទាំងនេះមិនអាចប្តូរឬផ្ទេរបាននោះទេហើយក៏មិនមានទីផ្សារសម្រាប់វាផងដែរ។ សម្ព័ន្ធធនាគារ និងធនាគារមិនមានបំណងលុបចោលការវិនិយោគទាំងនេះទេ។

(ខ) ឧបករណ៍ហិរញ្ញវត្ថុ មិនត្រូវបានវាស់តាមតម្លៃសមស្រប

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ មានតម្លៃប្រហែលទៅនឹងតម្លៃយោងរបស់វា។

តម្លៃសមស្របដែលបានប៉ាន់ស្មាន គឺផ្អែកលើវិធីសាស្ត្រនិងការសន្មតដូចខាងក្រោម៖

១. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

ប្រាក់បញ្ញើនៅធនាគារផ្សេងៗរួមមាន គណនីចរន្តដែលមិនមែនជាការប្រាក់ ប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើនៅធនាគារផ្សេងៗមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់ខ្លួននៅកាលបរិច្ឆេទនៃការរាយការណ៍ ដោយសារតណាប្រតិទានរយៈពេលខ្លីនៃឧបករណ៍ទាំងនេះ។

២. ការវិនិយោគហិរញ្ញវត្ថុ

ការវិនិយោគហិរញ្ញវត្ថុតាមថ្លៃដើមបានរំលស់រួមមាន មូលបត្រអាចជួញដូរបាន NCD ដែលបោះផ្សាយដោយធនាគារជាតិ នៃកម្ពុជា ដែលមានតណាប្រតិទានតិចជាងមួយឆ្នាំ។ តម្លៃសមស្របនៃការវិនិយោគហិរញ្ញវត្ថុប្រហាក់ប្រហែលនឹងតម្លៃយោងរបស់ខ្លួន នៅកាលបរិច្ឆេទនៃការរាយការណ៍ ដោយសារតណាប្រតិទានរយៈពេលខ្លីរបស់ឧបករណ៍ទាំងនេះ។ មូលបត្របំណុលរួមមានសញ្ញាបណ្ណសម្រាប់ប្រតិបត្តិការអាជីវកម្ម និងសញ្ញាបណ្ណរដ្ឋ ដែលត្រូវបានគិតតាមថ្លៃដើមបានរំលស់ និងមានគោលបំណងក្នុងការទិញដើម្បីរក្សាទុកការទូទាត់សងតាមតណាប្រតិទាន និងទទួលបានការប្រាក់តែប៉ុណ្ណោះ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៤០. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ
ការកំណត់តម្លៃសមស្រប (ត)

(ខ) ឧបករណ៍ហិរញ្ញវត្ថុ មិនត្រូវបានវាស់តាមតម្លៃសមស្រប (ត)

៣. ឥណទាន និងបុរេប្រទាន

តម្លៃសមស្របនៃឥណទាន និងបុរេប្រទានគឺ ផ្អែកលើប្រតិបត្តិការទីផ្សារដែលអាចសង្កេតបាន។ នៅពេលដែល ប្រតិបត្តិការទីផ្សារ ដែលអាចសង្កេតបានមិនអាចរកបានតម្លៃសមស្របត្រូវបានប៉ាន់ប្រមាណដោយប្រើគំរូវាយតម្លៃ ដូចជា បច្ចេកទេសលំហូរសាច់ប្រាក់ដែលមានអប្បបរមា ។ ធាតុចូលទៅក្នុងបច្ចេកទេសវាយតម្លៃរួមមានការខាតបង់ ឥណទានដែលរំពឹងទុក អត្រាការប្រាក់ អត្រាបង់មុន និងប្រភពដើម ឬការរាលដាលទីផ្សារបន្ទាប់បន្សំ។ ចំពោះឱនភាពនៃតម្លៃឥណទានផ្អែកលើវត្ថុបញ្ចាំ តម្លៃសមស្រប ត្រូវបានវាស់វែងដោយផ្អែកលើតម្លៃនៃវត្ថុបញ្ចាំជាមូលដ្ឋាន។

ធាតុចូលទៅក្នុងគំរូអាចរួមបញ្ចូលទិន្នន័យពីភាគីទីបី និងព័ត៌មានដែលទទួលបានពីអ្នកចូលរួមទីផ្សារផ្សេងៗ ដែលរួមបញ្ចូលទាំងប្រតិបត្តិការដំបូង និងបន្ទាប់ ដែលបានសង្កេត។ តម្លៃយោងរបស់វាប្រហាក់ប្រហែលទៅនឹងតម្លៃសមស្របនៅកាលបរិច្ឆេទនៃការរាយការណ៍។

៤. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់ អតិថិជនដែលមានឥណ្ឌូបត្ថិទានតិចជាង១ឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយ សារឥណ្ឌូបត្ថិទានរយៈពេលខ្លីដែលពាក់ព័ន្ធនៃឧបករណ៍ហិរញ្ញវត្ថុទាំងនោះ។ ទន្ទឹមនឹងតម្លៃសមស្របនៃប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជនដែលមានឥណ្ឌូបត្ថិទានលើសពី ១ឆ្នាំ ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វាចាប់ពីសម្ព័ន្ធធនាគារ និងធនាគារបានផ្តល់ អត្រាការប្រាក់ប្រហាក់ប្រហែលគ្នាទៅនឹងឧបករណ៍ដែលមានឥណ្ឌូបត្ថិទាន និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

តម្លៃសមស្របប៉ាន់ស្មាននៃប្រាក់បញ្ញើដែលមិនមានកាលកំណត់ រាប់ទាំងប្រាក់បញ្ញើដែលគ្មានការប្រាក់ និងប្រាក់បញ្ញើដែលអាចដកបានតាមតម្រូវការ គឺជាចំនួនទឹកប្រាក់ដែលត្រូវសងនាកាលបរិច្ឆេទនៃការរាយការណ៍។

៥. ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសាធារណៈទៅតាមអត្រាទីផ្សារនោះទេ។

៦. ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ និងបំណុលភតិសន្យា

តម្លៃសមស្របនៃប្រាក់កម្ចី បំណុលបន្ទាប់បន្សំ និងបំណុលភតិសន្យា ត្រូវបានប៉ាន់ស្មាន ដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដោយប្រើអត្រាការប្រាក់លើទីផ្សារដែលអនុវត្តទូទៅ ចំពោះប្រាក់កម្ចី ដែលមានទម្រង់ហានិភ័យប្រហាក់ប្រហែលគ្នា។ ទោះជាយ៉ាងណាក៏ដោយ មានតែអត្រាការប្រាក់ដែលមានចុះកិច្ចសន្យាដែលត្រូវបានអះអាង និងត្រូវបានផ្តល់ដោយម្ចាស់បំណុលតែប៉ុណ្ណោះ ដែលអាចរកបានគិតត្រឹមកាលបរិច្ឆេទនៃការរាយការណ៍ជំនួសឱ្យអត្រាការប្រាក់នៅលើទីផ្សារជាមូលដ្ឋាន។ សម្ព័ន្ធធនាគារ និងធនាគារជឿជាក់ថា អត្រាការប្រាក់ដែលមិនមានភាពខុសគ្នាជាសាធារណៈជាមួយអត្រាការប្រាក់លើទីផ្សារជាមូលដ្ឋានទេ ហើយក៏មិនមានការប្រែប្រួលអត្រាការប្រាក់ តាមការពិចារណារបស់ម្ចាស់បំណុលចំពោះហានិភ័យឥណទានរបស់សម្ព័ន្ធធនាគារ និងធនាគារ នាកាលបរិច្ឆេទនៃការរាយការណ៍នោះទេ ។ តាមមូលដ្ឋាននេះ តម្លៃសមស្របរបស់ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ និងបំណុលភតិសន្យា មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វានាកាលបរិច្ឆេទនៃការរាយការណ៍។

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុឆ្នោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៤១. ការគ្រប់គ្រងហានិភ័យដើមទុន

វត្ថុវិស័យរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការគ្រប់គ្រងដើមទុន គឺមានលក្ខណៈ ទូលំទូលាយជាង “មូលធន” ដែលបានបង្ហាញនៅក្នុងតារាងតុល្យការនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នោះពេលនេះ មានដូចខាងក្រោមនេះ៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ នៃ កម្ពុជា
- ការពារលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ដើម្បីឱ្យធនាគារអាចបន្តផ្តល់ប្រាក់ចំណេញដល់ភាគហ៊ុនិក និង ផលប្រយោជន៍ដល់ភាគីផ្សេងៗដែលពាក់ព័ន្ធផ្សេងៗ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម

ធនាគារជាតិ នៃកម្ពុជា តម្រូវឱ្យធនាគារពាណិជ្ជទាំងអស់ត្រូវ៖ (i) រក្សាដើមទុនអប្បបរមា (ii) រក្សាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារយ៉ាងហោចណាស់ឱ្យស្មើនឹងដើមទុនអប្បបរមា និង (iii) អនុលោមតាមអនុបាតសាធារណៈ អនុបាតក្របខណ្ឌសន្ទនីយភាព និង អនុបាតប្រុងប្រយ័ត្នផ្សេងៗទៀត។

តារាងបង្ហាញសង្ខេបពីសមាសភាពនៃមូលធនបទប្បញ្ញត្តិ ស្របតាមតម្រូវការរបស់ ធនាគារជាតិ នៃ កម្ពុជា ហើយចំនួននេះផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុរួម និងដោយឡែកឆ្នោះពេលគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ សម្ព័ន្ធធនាគារ នៅក្នុងតារាងខាងក្រោម រួមមានបីក្រុមហ៊ុន ដូចជា ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ស្របតាមតម្រូវការរបស់ ធនាគារជាតិ នៃ កម្ពុជា។

	សម្ព័ន្ធធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ដើមទុនថ្នាក់ទី១				
ដើមទុន	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១.៧៥៩.០៧៥.០២០	១.៧៦៩.៤៧០.៩៣៣
បុព្វលាភភាគហ៊ុន	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៧.៥៣៤.៩៣៩	៤៧.៨១៩.៤៨៨
ចំណេញរក្សាទុក	២១៥.១៣២.៤១៧	២១០.៦៧០.៣៧២	៨៧៣.៦៥៤.៣៧០	៨៦០.៥៤៤.៤៧០
ទុនប្រុងទុក យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា	៥២៤.៥៧៦.៥៥២	៥២៤.៥៧៦.៥៥២	២.១៣០.៣០៥.៣៧៤	២.១៤២.៤៩៥.២១៥
ដក៖ ទ្រព្យសកម្មអង្គប្រឹក្សា	(១៦.៩៨៤.៨៣៦)	(១០.៧៦១.៣០៨)	(៦៨.៩៧៥.៤១៩)	(៤៣.៩៥៩.៩៤៣)
ដក៖ ឥណទានភាគីពាក់ព័ន្ធ	(១៤.១៧១.៤១៨)	(១៣.៥៣៩.៩២៤)	(៥៧.៥៥០.១២៤)	(៥៥.៣១០.៦០៦)
ដក៖ ការខាតបង់ផ្សេងៗ	(១១.៩៨៦.៤១០)	(៥៩.៦៤៩.២៣០)	(២៥១.៧២៦.៤១១)	(២៤៣.៦៦៧.១០៥)
	<u>១.០៩១.៤៣៨.៩៣៩</u>	<u>១.០៩៦.១៦៥.៦៩២</u>	<u>៤.៤៣២.៣២១.៣៤៩</u>	<u>៤.៤៧៧.៤៣៦.៤៥២</u>
ដើមទុនថ្នាក់ទី២ ដើមទុនបំពេញបន្ថែម				
សំវិធានធនទុក យោងតាមប្រកាសធនាគារជាតិនៃកម្ពុជា	៦៩.២៤០.៦០៥	៦២.៨៤១.២៩៤	២៨១.១៨៦.០៩៧	២៥៦.៧០៦.៦៨៦
បំណុលបន្ទាប់បន្សំ (*)	១៧០.១២៤.៦០៧	១១៦.៧៤៩.២៥៦	៦៩០.៨៧៦.០២៩	៤៧៦.៩២០.៧១១
ដក៖ កាតព្វកិច្ចតាមតម្លៃសុទ្ធចុះញឹកញាប់ក្រើស្ថានធនាគារហិរញ្ញវត្ថុ	(២.០១០.០០០)	(២.០១០.០០០)	(៨.១៦២.៦១០)	(៨.២១០.៤៥០)
	<u>២៣៧.៣៥៥.២១២</u>	<u>១៧៧.៥៨០.៥៤០</u>	<u>៩៦៣.៨៩៩.៥២៦</u>	<u>៧២៥.៤១៦.៥៤៧</u>
	<u><u>១.៣២៨.៧៩៤.១៥១</u></u>	<u><u>១.២៧៣.៧៤៦.២៣២</u></u>	<u><u>៥.៣៩៦.២២០.៨៧៥</u></u>	<u><u>៥.២០២.៨៥៣.០០០</u></u>

ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេល (ត)

គិតត្រឹម និងសម្រាប់ដំណាច់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

៤១. ការគ្រប់គ្រងហានិភ័យដើមទុន(ត)

	ធនាគារ			
	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៣ ដុល្លារអាមេរិក	ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ ពាន់រៀល (កំណត់សម្គាល់ ៥)	ថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល (កំណត់សម្គាល់ ៥)
ដើមទុនថ្នាក់ទី១				
ដើមទុន	៤៣៣.១៦៣.០១៩	៤៣៣.១៦៣.០១៩	១.៧៥៩.០៧៥.០២០	១.៧៦៩.៤៧០.៩៣៣
បុព្វលាភភាគហ៊ុន	១១.៧០៦.២១៥	១១.៧០៦.២១៥	៤៧.៥៣៨.៩៣៩	៤៧.៨១៩.៨៨៨
ចំណេញរក្សាទុក	១៨១.២២១.៨៣៣	១៨២.៦៦១.៨២៥	៧៣៥.៩៤១.៨៦៤	៧៤៦.១៧៣.៥៥៥
ទុនប្រុងទុក យោងតាមប្រកាសធនាគារជាតិ នៃ កម្ពុជា	៥១០.៧៤១.៥៥៦	៥១០.៧៤១.៥៥៦	២.០៧៤.១២១.៤៥៩	២.០៨៦.៣៧៩.២៥៦
ដក៖ ទ្រព្យសកម្មរងរបួស	(១៥.៥៦២.៨២៣)	(៩.៨២៩.៤៥៥)	(៦៣.២០០.៦២៤)	(៤០.១៥៣.៣២៤)
ដក៖ ឥណទានកាត់ពាក់ព័ន្ធ	(១៣.៦៥៧.២៧៨)	(១៣.០៧៤.៣៣៣)	(៥៥.៤៦២.២០៦)	(៥៣.៤០៨.៦៥០)
	១.១០៧.៦១២.៥២២	១.១១៥.៣៦៨.៨២៧	៤.៤៩៨.០១៤.៤៥២	៤.៥៥៦.២៤១.៦៥៨
ដើមទុនថ្នាក់ទី២ ដើមទុនបំពេញបន្ថែម				
សំវិធានធនទូទៅ យោងតាមប្រកាសធនាគារជាតិ នៃ កម្ពុជា	៦៧.៧៧១.៨២១	៦១.៤១៦.៥០៤	២៧៥.២២១.៣៦៥	២៥០.៨៨៦.៤១៩
បំណុលបន្ទាប់បន្សំ (*)	១៧០.១២៤.៦០៧	១១៦.៧៤៩.២៥៦	៦៩០.៨៧៦.០២៩	៤៧៦.៩២០.៧១១
ដក៖ ការស្វែងរកកាតកម្មតាមតម្លៃសុទ្ធចុះបញ្ជីក្នុងគ្រឹះស្ថានធនាគារហិរញ្ញវត្ថុ	(៧១.៣១២.៧១៦)	(៧១.៣១២.៧១៦)	(២៨៩.៦០០.៩៤០)	(២៩១.៣១២.៤៤៥)
	១៦៦.៥៨៣.៧១២	១០៦.៨៥៣.០៤៤	៦៧៦.៤៩៦.៤៥៤	៤៣៦.៤៩៤.៦៨៥
	១.២៧៤.១៩៦.២៣៤	១.២២២.២២១.៨៧១	៥.១៧៤.៥១០.៩០៦	៤.៩៩២.៧៣៦.៣៤៣

(*) បំណុលបន្ទាប់បន្សំនេះត្រូវបានអនុម័តដោយធនាគារជាតិ នៃ កម្ពុជា ដើម្បីចាត់ចែងជាផ្នែកនៃដើមទុនបំពេញបន្ថែម និងបង្ហាញតែចំនួនប្រាក់ដើមដែលនៅសល់តែប៉ុណ្ណោះ។